

سُورَةُ الْأَنْعَامِ

សូរ៉ាត៍ ៦

អាណុំ-អាណាអាំ

سُورَةُ الْأَنْعَامِ

សូរ្យវិញ្ញាណ ៦ អាល់-អាស៊ីហ្គា

ប្រែថា "បសុសត្វ (សត្វចិញ្ចឹម)" ។ មាន ១៦៥ អាយ៉ាត្យ ។

សូរ្យវិញ្ញាណទី ៥៥ យោលតាមលេខរៀងដែលអល់ឡោះហ្គ្រីដាក់ចុះមក ។ អល់ឡោះហ្គ្រីបានដាក់ សូរ្យវិញ្ញាណនេះចុះមកនៅឯម៉ាកកាស្យ ។

មគ្គផល - ប្រសិទ្ធភាព

1/6 عَنْ أَبِي إِسْحَاقَ، قَالَ: حَدَّثَنِي أَبِي، عَنِ الْحُسَيْنِ بْنِ خَالِدٍ، عَنْ أَبِي الْحَسَنِ الرِّضَا (عَلَيْهِ السَّلَامُ) قَالَ: «نَزَلَتْ سُورَةُ الْأَنْعَامِ جُمْلَةً وَاحِدَةً، وَ شَيَّعَهَا سَبْعُونَ أَلْفَ مَلَكٍ، لَهُمْ رِجَالٌ بِالتَّسْبِيحِ وَ التَّهْلِيلِ وَ التَّكْبِيرِ، فَمَنْ قَرَأَهَا سَبَّحُوا لَهُ إِلَى يَوْمِ الْقِيَامَةِ.» (البرهان في تفسير القرآن - الجزء ١ - صفحة: ٣٩٥ / الحديث: ٣٣٩٢ / ٩٩، تفسير القمي - الجزء: ١ - صفحة: ١٩٣)

6/1 អាលី ប៊ិន អ៊ីបរហ្គ្រីម បានថាឪពុកខ្ញុំបានតំណាលប្រាប់ខ្ញុំតមកពី អាល់-ហ្គ្រីសៃនី ប៊ិន ខ័លីដូ ដែល បានតំណាលតមកពី អាហ្វិ អាល់-ហ្គាសាន់ អាល់-រីដ្យី صلوات الله عليه والسلم ដែលមានវចនៈថា៖ "សូរ្យវិញ្ញាណ អាល់-អាស៊ីហ្គា ទាំងមូលត្រូវបើកឲ្យដឹងតែមួយដង ដោយមានទេវតាចិតសិបពាន់អង្គហែហាមដោយថ្លែងថោមនាការ (គឺតាស៊ីប៊ីហ្គា) ដោយលើកតម្កើងព្រះសន្តភាព (គឺតាស្តូលីល) ដោយថ្លែងព្រះវិរោចនៈភាព (គឺ តាក្យៀរ) [ថ្ងាយអល់ឡោះហ្គ្រីដ] ។ ដូច្នេះអ្នកណាសូត្រសូរ្យវិញ្ញាណនេះ សូរ្យវិញ្ញាណនេះនឹងតាស៊ីប៊ីហ្គាឲ្យអ្នក នោះរហូតដល់ថ្ងៃជំនុំជម្រះ ។" (تفسير القمي 1 : 193)

2/6 الْعَبَّاسِيُّ: عَنْ أَبِي بصيرٍ، قَالَ: سَمِعْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) يَقُولُ: «إِنَّ سُورَةَ الْأَنْعَامِ نَزَلَتْ جُمْلَةً وَاحِدَةً، وَ شَيَّعَهَا سَبْعُونَ أَلْفَ مَلَكٍ حِينَ أَنْزَلْتُ عَلَى رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ)، فَعَظَّمُوهَا وَ بَجَلُوهَا، فَإِنَّ اسْمَ اللَّهِ تَبَارَكَ وَ تَعَالَى فِيهَا، فِي سَبْعِينَ مَوْضِعًا، وَ لَوْ يَعْلَمُ النَّاسُ مَا فِي قِرَاءَتِهَا مِنَ الْفَضْلِ مَا تَرَكُوهَا.»

6/2 អាល់-អ៊ែយ៉ាស្យី បានរាយការណ៍តមកពី អាហ្វិ បាស្យៀរ ដែលបានថាខ្ញុំបានឮ អាហ្វិ អាប់ខុលឡោះហ្គ្រី صلوات الله عليه والسلم មានវចនៈថា៖ "សូរ្យវិញ្ញាណ អាល់-អាស៊ីហ្គាត្រូវបើកឲ្យដឹងទាំងអស់តែមួយដង ដោយ មានទេវតាចិតសិបពាន់អង្គហែហាមកាលគេបានបើកសូរ្យវិញ្ញាណនេះឲ្យព្រះសាស្តា صلوات الله عليه والسلم ដឹង ។ ដូច្នេះព្រះ អង្គ صلوات الله عليه والسلم លើកតម្កើងសូរ្យវិញ្ញាណនេះ គោរពសូរ្យវិញ្ញាណនេះព្រោះមានព្រះនាមអល់ឡោះហ្គ្រី تبارك وتعالى នៅក្នុងសូរ្យវិញ្ញាណ នេះចិតសិបកន្លែង ។ បើមនុស្សស្គាល់គុណបុណ្យបារមីរបស់សូរ្យវិញ្ញាណនេះ គេនឹងមិនចោលសូរ្យវិញ្ញាណនេះ ទេ ។"

ثُمَّ قَالَ أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): «مَنْ كَانَ لَهُ إِلَى اللَّهِ حَاجَةٌ يُرِيدُ قَضَاءَهَا، فَلْيُصَلِّ أَرْبَعَ رَكَعَاتٍ بِعَاتِحَةِ الْكِتَابِ وَ الْأَنْعَامِ، وَ لِيُثَلَّ فِي صَلَاتِهِ إِذَا فَرَّغَ مِنَ الْقِرَاءَةِ: «يَا كَرِيمُ يَا كَرِيمُ، يَا عَظِيمُ يَا عَظِيمُ، يَا أَعْظَمُ مِنْ كُلِّ عَظِيمٍ، يَا سَمِيعَ الدُّعَاءِ يَا مَنْ لَا تُغَيِّرُهُ الْأَيَّامُ وَ اللَّيَالِي، صَلَّى عَلَى مُحَمَّدٍ وَ آلِ مُحَمَّدٍ، وَ أَرْحَمَ صَغْفِي، وَ فَفْرِي، وَ فَاقْتِي، وَ مَسْكَنَتِي، فَإِنَّكَ أَعْلَمُ بِمَا مِنِّي، وَ أَنْتَ

أَعْلَمُ بِمَا جِئْتِي،

បន្ទាប់មកអាហ្វិ អាប់ខុលឡោះហ្វី មានវចនៈថា៖ "បុគ្គលដែលចង់ឲ្យអស់ឡោះហ្វីធ្វើឲ្យបំណងរបស់ខ្លួនបានសម្រេច បុគ្គលនោះគប្បីស្នើឡាត់បួនរ៉ក់អុតុជាមួយសូរ៉ា៖ ត្នីមុខព្រះគម្ពីរ (គឺសូរ៉ា៖ ត្នីអាល់-ហ្វាទីហ្វាសុ) និងសូរ៉ា៖ ត្នីអាល់-អាន់អុំ ។ បុគ្គលនោះគប្បីសូត្រនៅក្នុងស្នើឡាត់នេះ ពេលសូត្រចប់ ថា៖ "ឱព្រះដ៏មានព្រះហឫទ័យមេត្តា ឱព្រះដ៏មានព្រះហឫទ័យមេត្តា ឱព្រះដ៏មានព្រះហឫទ័យមេត្តា ។ ឱព្រះដ៏មហារុងរឿង ឱព្រះដ៏មហារុងរឿង ឱព្រះដ៏មហារុងរឿង ឱព្រះដ៏មហារុងរឿងលើសអស់បុគ្គលរុងរឿង ។ ឱព្រះទ្រង់សវនាការការបូងសូង ។ ឱព្រះដែលមិនផ្លាស់ប្តូរទៅតាមថ្ងៃយប់ ។ សូមព្រះអង្គប្រសិទ្ធពរជ័យសិរីសួស្តីដល់មូហាំម៉ាដ្ឋ និងព្រះរាជបុត្ររាជនគ្រា របស់មូហាំម៉ាដ្ឋ សូមព្រះអង្គអាណិតអាសូរទូលព្រះបង្គំជាខ្ញុំផងដែលទន់ខ្សោយ ដែលក្រីក្រ ដែលខ្វះស្បៀង ដែលទំលខ្លាំងព្រោះព្រះអង្គទ្រង់ញាណរឿងនេះជាងទូលព្រះបង្គំជាខ្ញុំ ព្រះអង្គទ្រង់ញាណសេចក្តីត្រូវការរបស់ទូលព្រះបង្គំជាខ្ញុំជាងខ្លួនទូលព្រះបង្គំជាខ្ញុំទៅទៀត ។

يَا مَنْ رَحِمَ الشَّيْخَ يَعْقُوبَ حِينَ رَدَّ عَلَيْهِ يُوسُفَ فَرَّةَ عَيْنِهِ، يَا مَنْ رَحِمَ أَيُّوبَ بَعْدَ خُلُودِ بَلَاءِهِ، يَا مَنْ رَحِمَ مُحَمَّدًا (عَلَيْهِ وَ آلِهِ السَّلَامُ)، وَ مِنْ أَيْتِمٍ آوَاهُ، وَ نَصَرَهُ عَلَى جَبَابِرَةِ فُرَيْشٍ، وَ طَوَّاعِيَّتِهَا، وَ أَمَكَّنَهُ مِنْهُمْ، يَا مُغِيثُ يَا مُغِيثُ يَا مُغِيثُ“.

ឱព្រះដែលអាណិតអាសូរព្រឹទ្ធាចារ្យយ៉ាក្តីគូបកាលព្រះអង្គបាននាំយូស្វហ្វជាទីស្រឡាញ់របស់ព្រះអង្គមកឲ្យព្រះអង្គវិញ ។ ឱព្រះដែលអាណិតអាសូរអែយូបក្រោយពីព្រះអង្គបានរងទុក្ខវេទនា ។ ឱព្រះដែលអាណិតអាសូរមូហាំម៉ាដ្ឋ ដែលបានថែរក្សាព្រះអង្គកាលព្រះអង្គជាកូនកំព្រា ដែលបានជួយព្រះអង្គទល់ពួកបិសាចគូរិយស្ត្រីនិងពួកសាហារយង់យួងគូរិយស្ត្រី ដែលបានការពារព្រះអង្គពីពួកគេ ។ ឱព្រះអ្នកស្រោចស្រង់ ឱព្រះអ្នកស្រោចស្រង់ ឱព្រះអ្នកស្រោចស្រង់ ។"

يَقُولُهُ مِرَارًا، فَوَ الَّذِي نَفْسِي بِيَدِهِ لَوْ دَعَوْتُ اللَّهَ بِمَا بَعْدَ مَا تُصَلِّي هَذِهِ الصَّلَاةَ فِي ذُبْرِ هَذِهِ السُّورَةِ، ثُمَّ سَأَلْتُ اللَّهَ جَمِيعَ حَوَائِجِكَ مَا يَجَلُّ عَلَيْكَ، وَ لَأَعْطَاكَ ذَلِكَ إِنْ شَاءَ اللَّهُ». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٣٩٥ : الحديث : ٣٣٩٤ / ٩٩ ، تفسير العياشي - الجزء : ١ : صفحة : ٣٥٣ : الحديث : ١) **

ចូរថាដូចនេះសាចុះឡើង សូមស្បថនឹងព្រះដែលក្តាប់ជីវិតខ្ញុំក្នុងព្រះហត្ថព្រះអង្គ ពេលលោកបូងសូងអស់ឡោះហ្វី ក្រោយស្នើឡាត់នេះពេលចប់សូរ៉ា៖ ត្នី[អាល់-អាន់អុំ] ។ បន្ទាប់មកចូរសូមអស់ឡោះហ្វីអ្វីដែលលោកចង់បាន កុំកំណាញ់ (ក្នុងការសូមនោះ) គេនឹងឲ្យលោក បើអស់ឡោះហ្វីមានព្រះបំណង ។" (1 / 353 : 1 (تفسير العياشي

٣/٦ وَ فِي (مُصْبَاحِ الْكُفَعَمِيِّ) أَيْضًا: عَنِ النَّبِيِّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): «مَنْ قَرَأَهَا مِنْ أَوْلَئِهَا إِلَى قَوْلِهِ: تَكْسِبُونَ وَكَلَّ اللَّهُ بِهِ أَرْبَعِينَ أَلْفَ مَلِكٍ، يَكْتُوبُونَ لَهُ مِثْلَ عِبَادَتِهِمْ إِلَى يَوْمِ الْقِيَامَةِ». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٣٩٦ : الحديث : ٣٣٩٨ / ٩٩ ، مصباح الكفعمي - الجزء : ١ : صفحة : ٤٣٩) **

6/3 នៅក្នុងសាត្រា "មីស្ត្រាស្ត អាល់-កាហ្វ្វាមី" ដែរ គេបានរាយការណ៍តមកពីរសូលុលឡោះហ្វីដែលមានព្រះវចនៈថា៖ "អ្នកណាសូត្រសូរ៉ា៖ ត្នីនេះ (សូរ៉ា៖ ត្នីអាល់-អាន់អុំ) ពីដើមដល់ព្រះបន្ទូលព្រះអង្គ [៦:៣] ព្រះអង្គទ្រង់ញាណអ្វីដែលពួកអ្នកសាង (គឺបីអាយ៉ាត់មុខគេ) អស់ឡោះហ្វីនឹងចាត់ឲ្យ

ទេវតាសៃសិបអង្គមកកត់ត្រាការធ្វើសក្តារៈឲ្យដូចការសក្តារៈរបស់អស់ទេវតាទាំងនោះ ទុកឲ្យអ្នកនោះ រហូតដល់ថ្ងៃជំនុំជម្រះ ។" (مصباح الكفعمي: 439)

٤/٦ وَ رُوِيَ عَنِ الصَّادِقِ (عَلَيْهِ السَّلَامُ) أَنَّهُ قَالَ: «مَنْ كَتَبَهَا بِمِسْكِ وَ زَعْفَرَانٍ، وَ شَرِبَهَا سِتَّةَ أَيَّامٍ مُتَوَالِيَةً، يُرْزَقُ خَيْرًا كَثِيرًا، وَ لَمْ تُصَبَّ سَوْدَاءٌ، وَ عَوْفِي مِنَ الْأَوْجَاعِ وَ الْأَلَمِ بِإِذْنِ اللَّهِ تَعَالَى». (الرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٣٩٦ الحديث : ٩٩ / ٣٣٩٩ ، خواص القرآن : ١ «مخطوط»)**

6/4 [...] អាល់-ស្វ័ឌីត្វិ ^{صلوات الله عليه والسلا} មានវចនៈថា៖ "អ្នកណាសរសេរសូរ្យវិញ្ញាណនេះជាមួយគ្រឿងក្រអូបនិងស្លាក្រហម (زَعْفَرَانٍ ផ្កាម្យ៉ាងដែលហាលឲ្យក្រៀម ប្រើសម្រាប់ធ្វើម្ហូប មានពណ៌ដូចរមៀត) ហើយផឹកទឹកវាប្រាំមួយថ្ងៃជាប់ៗគ្នា អ្នកនោះនឹងបាននូវអ្វីៗដែលល្អប្រសើរយ៉ាងច្រើន មិនត្រូវសេចក្តីសោកសៅ បៀតបៀនទេ ហើយនឹងបានជាសះស្បើយពីការឈឺចាប់និងទុក្ខវេទនា អាស្រ័យនូវការអនុញ្ញាតរបស់អល់ឡោះហ្ន៎ ١" (خواص القرآن: 1 «مخطوط»)



بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ដោយនូវព្រះនាមអល់ឡោះហ្ន៎ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។

الْحَمْدُ لِلَّهِ الَّذِي خَلَقَ السَّمَوَاتِ وَالْأَرْضَ وَجَعَلَ الظُّلُمَاتِ وَالنُّورَ ثُمَّ الَّذِينَ كَفَرُوا بِرَبِّهِمْ يَعْدِلُونَ ﴿١﴾

១. សូមថ្វាយថោមនាការចំពោះអល់ឡោះហ្ន៎ ដែលបានបង្កើតបណ្តាមេឃនិងដី ដែលបានធ្វើឲ្យមានភាពងងឹតនិងរស្មី ។ តែពួកបដិសេធសទ្ធា (គឺពួកគោរពបូជារូបបដិមា ពួកទុច្ចរិត ។ល ។) ចាត់តាំងនូវសមភាពជាមួយម្ចាស់ពួកគេ (គឺថាមានអ្នកស្មើអល់ឡោះហ្ន៎) ។

មើលសូរ្យវិញ្ញាណ ១១២ អាយ៉ាស៊ូ ៤ ។

អធិប្បាយអាយ៉ាស៊ូ ១

١/١/٦ وَ قَالَ الصَّادِقُ (عَلَيْهِ السَّلَامُ): «قَالَ أَمِيرُ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ): أَنْزَلَ اللَّهُ تَعَالَى ﴿الْحَمْدُ لِلَّهِ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَ جَعَلَ الظُّلُمَاتِ وَ النُّورَ ثُمَّ الَّذِينَ كَفَرُوا بِرَبِّهِمْ يَعْدِلُونَ﴾ فَكَانَ فِي هَذِهِ الْآيَةِ رَدٌّ عَلَى ثَلَاثَةِ أَصْنَافٍ مِنْهُمْ.

6/1/1 អាល់-ស្វ័ឌីត្វិ ^{صلوات الله عليه والسلا} មានវចនៈថា អាមីរុល-មុមីនីន ^{صلوات الله عليه والسلا} មានវចនៈថា៖ "អល់ឡោះហ្ន៎បានបើកឲ្យដឹងថា [៦:១] សូមថ្វាយថោមនាការចំពោះអល់ឡោះហ្ន៎ ដែលបានបង្កើតបណ្តាមេឃនិងដី ដែលបានធ្វើឲ្យមានភាពងងឹតនិងរស្មី តែពួកបដិសេធសទ្ធាចាត់តាំងនូវសមភាពជាមួយម្ចាស់ពួកគេ ។ ក្នុងអាយ៉ាស៊ូនេះមានការឆ្លើយបដិសេធនៅលើប្រការបីរបស់ពួកគេ ។

لَمَّا قَالَ: ﴿الْحَمْدُ لِلَّهِ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ﴾. فَكَانَ رَدًّا عَلَى الدَّهْرِيَّةِ، الَّذِينَ قَالُوا: إِنَّ الْأَشْيَاءَ لَا بَدَأَ لَهَا، وَ هِيَ دَائِمَةٌ. ពេលព្រះអង្គ ^{صلوات الله عليه} មានព្រះបន្ទូលថា៖ [៦:១] សូមថ្វាយថោមនាការចំពោះអល់ឡោះហ្ន៎ដែលបានបង្កើត

បណ្តាមេឃនិងដី នេះគឺការឆ្លើយបដិសេធនៅលើពួកជួរវិយ៉ាស៊ុដែលថាសព្វសារពើមិនមានដើម
កំណើតទេហើយជាអមតៈ ។"

قَالَ: ﴿وَجَعَلَ الظُّلُمَاتِ وَ النُّورِ﴾ فَكَانَ رَدًّا عَلَى التَّنْوِيَةِ، الَّذِينَ قَالُوا: إِنَّ النُّورَ وَ الظُّلْمَةَ هُمَا الْمُدْبِرَانِ.

បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ [៦:១] ដែលបានធ្វើឲ្យមានភាពងងឹតនិងរស្មី ។ នេះគឺការឆ្លើយ
បដិសេធនៅពួកស្វាណាវិយ៉ាស៊ុ (ពួកទ្វិកនិយម) ដែលថាពន្លឺនិងភាពងងឹតជាថាមពលគ្រប់គ្រងពីរ
[ដែលគ្រប់គ្រងភពផែនដៃនៃចក្រវាល] ។

قَالَ: ﴿قُلْ الَّذِينَ كَفَرُوا بِرَبِّهِمْ يُعَذِّبُونَ﴾ فَكَانَ رَدًّا عَلَى مُشْرِكِي الْعَرَبِ، الَّذِينَ قَالُوا: إِنَّ أَوْثَانَنَا آلِهَةٌ. (التفسير العسكري عليه السلام ج ١ ص ٥٤٢)

បន្ទាប់មកទៀត ព្រះអង្គមានព្រះបន្ទូលថា៖ [៦:១] តែពួកបដិសេធសទ្ធាចាត់តាំងនូវសមភាពជាមួយ
ម្ចាស់ពួកគេ ។ នេះគឺការឆ្លើយបដិសេធតទល់ពួកអារ៉ាប់ពិហុទេពនិយមដែលថា៖ "រូបបដិមាទាំងឡាយ
របស់យើងជាព្រះ ។" (التفسير العسكري عليه السلام 1: 542)

٢/١/٦ ابنُ حَبُوبٍ عَنْ أَبِي جَعْفَرٍ الْأَحْوَلِ عَنْ سَلَامِ بْنِ الْمُسْتَنِيرِ عَنْ أَبِي جَعْفَرٍ (عليه السلام) قَالَ إِنَّ اللَّهَ عَزَّ وَ جَلَّ خَلَقَ الْجَنَّةَ قَبْلَ
أَنْ يَخْلُقَ النَّارَ وَ خَلَقَ الطَّاعَةَ قَبْلَ أَنْ يَخْلُقَ الْمَعْصِيَةَ وَ خَلَقَ الرَّحْمَةَ قَبْلَ الْعُصْبِ وَ خَلَقَ الْخَيْرَ قَبْلَ الشَّرِّ وَ خَلَقَ الْأَرْضَ قَبْلَ السَّمَاءِ وَ
خَلَقَ الْحَيَاةَ قَبْلَ الْمَوْتِ وَ خَلَقَ الشَّمْسَ قَبْلَ الْقَمَرِ وَ خَلَقَ النُّورَ قَبْلَ الظُّلْمَةِ. (الكافي - الجزء ٨ : صفحة ١٤٥ الحديث ١١٦ :
6/1/2 [...] អាថ្នី យ៉ាក្តីហ្មារ^{صلوات الله عليه والسلام} មានវចនៈថា៖ "អល់ឡោះហ្ន៎បានបង្កើតឋានសួគ៌មុនព្រះអង្គ
បង្កើតភ្លើងនរក (ឋាននរក) ។ ព្រះអង្គបានបង្កើតការស្តាប់បង្គាប់មុនព្រះអង្គបង្កើតការល្មើស
បង្គាប់ ។ ព្រះអង្គបានបង្កើតការអាណិតអាសូរមុនទោសៈ ។ ព្រះអង្គបានបង្កើតសេចក្តីល្អប្រសើរ
មុនសេចក្តីអាក្រក់ ។ ព្រះអង្គបានបង្កើតផែនដីមុនមេឃ ។ ព្រះអង្គបានបង្កើតជីវិតមុនការស្លាប់ ។
ព្រះអង្គបានបង្កើតថ្ងៃមុនខែ ។ ព្រះអង្គបានបង្កើតរស្មី (ន្តរ) មុនភាពងងឹត ។" (الكافي 8: 145 / 116)

٣/١/٦ الْعَيْاشِيُّ: عَنْ جَعْفَرِ بْنِ أَحْمَدَ، عَنِ الْعَمْرِيِّ بْنِ عَلِيٍّ، عَنِ الْعَبِيدِيِّ، عَنِ يُونُسَ بْنِ عَبْدِ الرَّحْمَنِ، عَنِ عَلِيِّ بْنِ جَعْفَرٍ، عَنْ أَبِي
إِبْرَاهِيمَ (عَلَيْهِ السَّلَامُ)، قَالَ: «لِكُلِّ صَلَاةٍ وَقْتَانِ، وَ وَقْتُ يَوْمِ الْجُمُعَةِ زَوَالُ الشَّمْسِ» ثُمَّ تَلَا هَذِهِ الْآيَةَ: ﴿الْحَمْدُ لِلَّهِ الَّذِي خَلَقَ
السَّمَاوَاتِ وَ الْأَرْضَ وَ جَعَلَ الظُّلُمَاتِ وَ النُّورِ ثُمَّ الَّذِينَ كَفَرُوا بِرَبِّهِمْ يُعَذِّبُونَ﴾ قَالَ: «يُعَذِّبُونَ بَيْنَ الظُّلُمَاتِ وَ النُّورِ، وَ بَيْنَ الْجَوْرِ وَ
الْعَدْلِ». (البرهان في تفسير القرآن ١ - الجزء ٢ : صفحة ٣٩٩ : الحديث ٣٤٠٣ / ٩٩ ، تفسير العياشي - الجزء ١ : صفحة :
٣٥٤ الحديث ٤) **

6/1/3 [...] អាថ្នី អ៊ុបវហ្ន៎ម (គឺអ៊ុម៉ាទី^{صلوات الله عليه والسلام}) មានវចនៈថា៖ "ស្ត្រីឡាតុនីមួយៗមានពេលពីរ ។ ពេល
របស់ថ្ងៃសុក្រគឺពេលថ្ងៃ[ចាប់ផ្តើម]ជ្រៃ (ពេលគឺពាក់កណ្តាលថ្ងៃ) ។" បន្ទាប់មកព្រះអង្គ^{صلوات الله عليه والسلام} បានសូត្រ
អាយ៉ាស៊ុនេះគឺ៖ [៦:១] សូមថ្វាយថោមនាការចំពោះអល់ឡោះហ្ន៎ដែលបានបង្កើតបណ្តាមេឃនិងដី
ដែលបានធ្វើឲ្យមានភាពងងឹតនិងរស្មី ។ តែពួកបដិសេធសទ្ធាចាត់តាំងនូវសមភាពជាមួយម្ចាស់ពួក
គេ ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "ចាត់ទុកថាភាពងងឹតនិងរស្មី សេចក្តីសាហាវយង់ឃ្នងនិងយុត្តិធម៌
ស្មើគ្នា ។" (تفسير العياشي 1 : 4 / 354)

هُوَ الَّذِي خَلَقَكُمْ مِنْ طِينٍ ثُمَّ قَضَىٰ أَجَلًا وَأَجَلٌ مُّسَمًّى عِنْدَهُ ثُمَّ أَنْتُمْ تَمُرُونَ ﴿٦﴾

២. ព្រះអង្គជាអ្នកបង្កើតពួកអ្នកមកពីដី[ឥដ្ឋ] បន្ទាប់មកព្រះអង្គបានបញ្ញត្តិកាលកំណត់[សម្រាប់មនុស្ស] ។ កាលកំណត់ដែលត្រូវបានកំណត់នៅឯព្រះអង្គ (កាលកំណត់ដែលត្រូវបានតាំងឡើង) ។ ប៉ុន្តែពួកអ្នកសង្ស័យ (គឺបណ្តាអ្នក បដិសេធសទ្ធា...) ។

អធិប្បាយអាយ៉ាស់ ២

1/2/6 1/2/6 عَلِيُّ بْنُ إِبْرَاهِيمَ، قَالَ: حَدَّثَنِي أَبِي، عَنِ النَّضْرِ بْنِ سُؤَيْدٍ، عَنِ الْحَلْبِيِّ، عَنِ عَبْدِ اللَّهِ بْنِ مُسْكَانَ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «الْأَجَلُ الْمَقْضِيُّ: هُوَ الْمَحْتَوِيُّ الَّذِي فَضَاهُ اللَّهُ وَحَتَمَهُ، وَالْمُسَمًّى: هُوَ الَّذِي فِيهِ الْبِدَاءُ، يُقَدِّمُ مَا يَشَاءُ، وَ يُؤَخِّرُ مَا يَشَاءُ، وَالْمَحْتَوِيُّ لَيْسَ فِيهِ تَقْدِيمٌ وَلَا تَأْخِيرٌ». (البرهان في تفسير القرآن - الجزء ١ - الجزء ٢ : صفحة : ٤٠٠ الحديث : ٣٤٠٤ ، تفسير القمي - الجزء : ١ : صفحة : ١٩٤)**

6/2/1 អាណី ប៊ីន អ៊ីបរ៉ាហ៊ីម មានប្រសាសន៍ថាឪពុកខ្ញុំបានតំណាលប្រាប់ខ្ញុំតមកពី អាល់-ណាដ្ឋរ ប៊ីន ស៊ូដៃដ្ឋ តមកពី អាល់-ហ្វាឡាប៊ី តមកពី អាប់ឌុលឡោះហ្វា ប៊ីន មុសកាន តមកពី អាឡិ អាប់ឌុលឡោះហ្វា ។ ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "កាលកំណត់ដែលត្រូវបានបញ្ញត្តិហើយគឺកាលកំណត់ដែលត្រូវបានកំណត់ស្រេច ដែលអស់ឡោះហ្វា رحمته បានបញ្ញត្តិហើយបានសម្រេចជាស្ថាពរ (អស់ឡោះហ្វា رحمته បានកំណត់ជាស្រេចចប់ហើយដោយឥតផ្លាស់ប្តូរ) ។ រីឯកាលកំណត់ដែលត្រូវបានកំណត់ (តាំងឡើង) នោះគឺកាលកំណត់ដែល[នឹងអាច]ផ្លាស់ប្តូរ ។ ព្រះអង្គ رحمته ធ្វើឲ្យអ្វីឆាប់មកដល់ស្រេចតែព្រះអង្គ رحمته ព្រះអង្គ رحمته ពន្យារពេលអ្វីស្រេចតែព្រះអង្គ رحمته ។ កាលកំណត់ដែលត្រូវបានកំណត់ស្រេចចប់ហើយមិនអាចបង្ខំឲ្យឆាប់មកដល់បានទេ មិនអាចពន្យារបានទេ ។" (تفسير القمي 1: 194) 16:52-63, 10:48-54

2/2/6 2/2/6 عَنْ حُرَّانَ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: سَأَلْتُهُ عَنْ قَوْلِ اللَّهِ: ﴿ثُمَّ قَضَىٰ أَجَلًا وَأَجَلٌ مُّسَمًّى عِنْدَهُ﴾. قَالَ: «الْمُسَمًّى مَا سُمِّيَ لِمَلَكِ الْمَوْتِ فِي تِلْكَ اللَّيْلَةِ، وَ هُوَ الَّذِي قَالَ اللَّهُ: ﴿فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً وَ لَا يَسْتَقْدِمُونَ﴾ وَ هُوَ الَّذِي سُمِّيَ لِمَلَكِ الْمَوْتِ فِي لَيْلَةِ الْقَدْرِ، وَ الْآخِرُ لَهُ فِيهِ الْمَشِيئَةُ، إِنْ شَاءَ قَدَّمَهُ، وَ إِنْ شَاءَ أَخَّرَهُ». (البرهان في تفسير القرآن - الجزء ١ - الجزء ٢ : صفحة : ٤٠١ الحديث : ٣٤٠٩ / ٩٩ ، تفسير العياشي - الجزء : ١ : صفحة : ٣٥٤ : الحديث : ٦)**

6/2/2 ហ្វាឡាប៊ីប៊ីន អ៊ីបរ៉ាហ៊ីម បានថាខ្ញុំបានសួរ អាឡិ អាប់ឌុលឡោះហ្វា رحمته អំពីព្រះបន្ទូលអស់ឡោះហ្វា رحمته [៦:២] បន្ទាប់មកព្រះអង្គបានបញ្ញត្តិកាលកំណត់ ។ កាលកំណត់ដែលត្រូវបានកំណត់នៅឯព្រះអង្គ ។ ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "កាលកំណត់ដែលត្រូវបានកំណត់គឺកាលកំណត់ដែលគេបានប្រាប់ឲ្យទេវតាយកព្រលឹងដឹងក្នុងយប់នោះ (គឺយប់បុព្វបញ្ញត្តិ ٱلْقَدْرِ ٱلَّيْلَةِ) ។ អស់ឡោះហ្វា رحمته មានព្រះបន្ទូលអំពីកាលកំណត់នេះថា៖ [១៦:៦១] លុះដល់កាលកំណត់នោះពួកគេមិនអាចពន្យារពេលបានមួយម៉ោងឬអាចបង្ខំកាលកំណត់នោះបានឡើយ ។ នេះគឺកាលកំណត់ដែលគេបានប្រាប់ឲ្យទេវតាយកព្រលឹងដឹងនៅក្នុងយប់បុព្វបញ្ញត្តិ ٱلْقَدْرِ ٱلَّيْلَةِ) ។ រីឯ[កាលកំណត់]មួយទៀត ស្រេចតែអស់ឡោះហ្វា رحمته ចង់ ។ បើព្រះអង្គ رحمته ចង់ ព្រះអង្គ رحمته ឲ្យវាឆាប់មកដល់ ។ បើព្រះអង្គ رحمته ចង់ ព្រះអង្គ رحمته ពន្យារពេលវា ។"

(تفسير العياشي 1 : 354 / 6)

3/2/6 3/2/6 مُحَمَّدُ بْنُ إِبْرَاهِيمَ النُّعْمَانِيُّ، قَالَ: أَخْبَرَنَا أَحْمَدُ بْنُ مُحَمَّدٍ بْنِ سَعِيدٍ، قَالَ: حَدَّثَنَا عَلِيُّ بْنُ الْحُسَيْنِ، عَنْ مُحَمَّدِ بْنِ خَالِدِ الْأَصَمِّ،

عَنْ عَبْدِ اللَّهِ بْنِ بُكَيْرٍ، عَنْ ثَعْلَبَةَ بْنِ مَيْمُونٍ، عَنْ زُرَّارَةَ، عَنْ حُمْرَانَ بْنِ أَعْيَنَ، عَنْ أَبِي جَعْفَرٍ مُحَمَّدِ بْنِ عَلِيٍّ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ عَزَّ وَ جَلَّ: ﴿قَضَىٰ أَجَلًا وَ أَجَلًا مُّسَمًّى عِنْدَهُ﴾، قَالَ: «إِنَّهُمَا أَجَلَانِ: أَجَلٌ مَّخْتُومٌ، وَ أَجَلٌ مُّؤَقَّوفٌ».

*6/2/3 [...] ហ្វឹមរ៉ន ប៊ិន អាត្មុយ៉ាន់ បានរាយការណ៍តមកពី អាថ្វិ យ៉ុក្កុហ្វារ មូហ្វាម៉ាដ្ចូ ប៊ិន អាល្លី ដែលមានវចនៈអំពីព្រះបន្ទូលអស់ឡោះហ្វ្លុយ [៦:២] កាលកំណត់ដែលបានកំណត់នៅឯព្រះអង្គ ថាៈ "កាលកំណត់មានពីរយ៉ាងគឺ៖ កាលកំណត់ដែលត្រូវបានបញ្ញត្តិស្រេចហើយ, កាលកំណត់ដែល ត្រូវពន្យារ ។"

فَقَالَ لَهُ حُمْرَانُ: مَا الْمَخْتُومُ؟ قَالَ: «الَّذِي لِلَّهِ فِيهِ الْمَشِيئَةُ».

ហ្វឹមរ៉នបានទូលព្រះអង្គ ថាៈ "អ្វីទៅ[កាលកំណត់]ដែលត្រូវកំណត់ស្រេចហើយនោះ?" ព្រះអង្គ មានវចនៈថាៈ "នោះគឺអ្វីដែលមានចំណង់របស់អស់ឡោះហ្វ្លុយនោះក្នុងនោះ ។"

قَالَ حُمْرَانُ: إِنِّي لِأَرْجُو أَنْ يَكُونَ أَمْرَ السُّفْيَانِيِّ مِنَ الْمُؤَقَّوفِ. فَقَالَ أَبُو جَعْفَرٍ (عَلَيْهِ السَّلَامُ): «لَا، وَ اللَّهُ، إِنَّهُ لَمِنَ الْمَخْتُومِ». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٠٠ الحديث : ٩٩ / ٣٤٠٧ ، الغيبة - الجزء : ١ صفحة : ٣٠١ الحديث : ٥) **

ហ្វឹមរ៉នបានទូលថាៈ "ទូលបង្គំចង់ឲ្យរឿង អាល់-ស៊ុហ្វយ៉ានី នៅក្នុងបណ្តាកាលកំណត់ដែលត្រូវ ផ្អាក ។" អាថ្វិ យ៉ុក្កុហ្វារ មានវចនៈថាៈ "ទេ! សូមស្ស៊ូចនឹងអស់ឡោះហ្វ្លុយ! វានៅក្នុងបណ្តាកាល កំណត់ដែលត្រូវកំណត់ស្រេចហើយ ។" (5 /301 الغيبة)

* ٤/٢/٦ وَ فِي رِوَايَةِ حُمْرَانَ عَنْهُ (عَلَيْهِ السَّلَامُ): «أَمَّا الْأَجَلُ الَّذِي غَيْرُ مُسَمًّى عِنْدَهُ فَهُوَ أَجَلٌ مُّؤَقَّوفٌ، يُقَدِّمُ فِيهِ مَا يَشَاءُ، وَ يُؤَخِّرُ فِيهِ مَا يَشَاءُ، وَ أَمَّا الْأَجَلُ الْمُسَمًّى فَهُوَ الَّذِي يُسَمًّى فِي لَيْلَةِ الْقَدْرِ». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٠١ الحديث : ٩٩ / ٣٤١١ ، تفسير العياشي - الجزء : ١ صفحة : ٣٥٥ الحديث : ٨) **

*6/2/4 រាយការណ៍តមកពី ហ្វឹមរ៉ន តមកពី ព្រះអង្គ (អាថ្វិ យ៉ុក្កុហ្វារ) ដែលមានវចនៈថាៈ "កាលកំណត់ដែលមិនត្រូវបានកំណត់ទេនៅឯព្រះអង្គ គឺកាលកំណត់ដែលត្រូវពន្យារ (ឬផ្អាក) ។ ព្រះអង្គ ឲ្យអ្វីឆាប់មកដល់នៅក្នុងកាលកំណត់នោះស្រេចតែព្រះអង្គ ។ កាលកំណត់ដៃកត្រូវបាន កំណត់ នោះគឺអ្វីដែលព្រះអង្គបានកំណត់នៅក្នុងយប់បុព្វបញ្ញត្តិ (لَيْلَةُ الْقَدْرِ) ។"

* ٥/٢/٦ عَنْ حُصَيْنٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ: ﴿قَضَىٰ أَجَلًا وَ أَجَلًا مُّسَمًّى عِنْدَهُ﴾. قَالَ (عَلَيْهِ السَّلَامُ): «الْأَجَلُ الْأَوَّلُ هُوَ مَا نَبَدَهُ إِلَى الْمَلَائِكَةِ وَ الرُّسُلِ وَ الْأَنْبِيَاءِ، وَ الْأَجَلُ الْمُسَمًّى عِنْدَهُ هُوَ الَّذِي سَتَرَهُ اللَّهُ عَنِ الْخَلَائِقِ». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٠١ الحديث : ٩٩ / ٣٤١٢ ، تفسير العياشي - الجزء : ١ صفحة : ٣٥٥ الحديث : ٩) **

*6/2/5 រាយការណ៍តមកពី ហ្វឹស្វយ៉ន តមកពី អាថ្វិ អុប្បុលឡោះហ្វ្លុយ អំពីព្រះបន្ទូលអស់ឡោះហ្វ្លុយ [៦:២] កាលកំណត់ ។ កាលកំណត់ដែលត្រូវបានកំណត់នៅឯព្រះអង្គ ។ ព្រះអង្គ មានវចនៈថាៈ "កាលកំណត់ដំបូង នោះគឺអ្វីដែលព្រះអង្គបានប្រាប់ឲ្យដឹងខ្លីៗដល់អស់ទេវតា ដល់អស់ព្រះ សាសនៈទូត ដល់អស់ព្រះសាស្តា ។ កាលកំណត់ដែលត្រូវបានកំណត់នៅឯព្រះអង្គ គឺអ្វី ដែលព្រះអង្គបានបិទបាំងពីសត្វលោក ។" (9 /355:1 تفسير العياشي)

* ٦/٢/٦ عَلِيُّ بْنُ إِبْرَاهِيمَ عَنْ أَبِيهِ عَنْ حَمَّادِ بْنِ عِيسَى عَنْ رِجْعِيِّ بْنِ عَبْدِ اللَّهِ عَنْ رَجُلٍ عَنْ عَلِيِّ بْنِ الْحُسَيْنِ (عَلَيْهِ السَّلَامُ) قَالَ: إِنَّ اللَّهَ

عَزَّ وَ جَلَّ خَلَقَ النَّبِيِّينَ مِنْ طِينَةٍ عَلَيَّيْنِ قُلُوبُهُمْ وَ أَبْدَانَهُمْ وَ خَلَقَ قُلُوبَ الْمُؤْمِنِينَ مِنْ تِلْكَ الطِّينَةِ وَ جَعَلَ خَلْقَ أَبْدَانِ الْمُؤْمِنِينَ مِنْ دُونِ ذَلِكَ وَ خَلَقَ الْكُفَّارَ مِنْ طِينَةٍ سَجَّيْنِ قُلُوبُهُمْ وَ أَبْدَانَهُمْ

*6/2/6 [...] រាយការណ៍មកពី អាស៊ីហ្គា ប៊ិន អាល់-ហ្គាស៊ីរី ^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "អល់ឡោះហ្គ័របានបង្កើតព្រះសាស្តាទាំងពួង ^{عليهم السلام} លើសពីព្រះអង្គ ^{عليه السلام} និងខ្លួនព្រះអង្គ ^{عليه السلام} មកពីដីអ៊ីលីយ៉ុន ។ ព្រះអង្គ ^{عز وجل} បង្កើតលើសពីរបស់បណ្តាមុម្មិនមកពីដីនេះដែរ ។ ព្រះអង្គ ^{عز وجل} បង្កើតខ្លួនរបស់បណ្តាមុម្មិនមកពីដីផ្សេងពីដីនេះ ។ ព្រះអង្គ ^{عز وجل} បង្កើតពួកកាហ្វៀរ (ពួកអសទ្វា) លើសពីពួកគេនិងខ្លួនពួកគេមកពីស៊ីធូយ៉ុន ។

فَخَلَطَ بَيْنَ الطَّيْنَيْنِ - فَمِنْ هَذَا يَلِدُ الْمُؤْمِنُ الْكَافِرَ وَ يَلِدُ الْكَافِرُ الْمُؤْمِنَ وَ مِنْ هَاهُنَا يُصِيبُ الْمُؤْمِنُ السَّيِّئَةَ وَ مِنْ هَاهُنَا يُصِيبُ الْكَافِرُ الْحَسَنَةَ فَقُلُوبُ الْمُؤْمِنِينَ تَحْتُ إِلَى مَا خُلِقُوا مِنْهُ وَ قُلُوبُ الْكَافِرِينَ تَحْتُ إِلَى مَا خُلِقُوا مِنْهُ. (الكافي - الجزء ٢ : صفحة ٢ : حديث ٢ : ١)

ហើយព្រះអង្គ ^{عز وجل} បានច្របល់ដីទាំងពីរចូលគ្នា ។ ហេតុដូច្នេះ មុម្មិនឲ្យកំណើតដល់បុគ្គលកាហ្វៀរ បុគ្គលកាហ្វៀរឲ្យកំណើតដល់មុម្មិន ។ ហេតុដូច្នេះឯងដែលមុម្មិនប្រព្រឹត្តប្រការអាក្រក់ ហេតុដូច្នេះឯងដែលបុគ្គលកាហ្វៀរប្រព្រឹត្តទង្វើល្អ ។ លើសពីរបស់មុម្មិនទន់ទេរទៅរកអ្វីដែលខ្លួនត្រូវបានបង្កើតមក លើសពីរបស់បុគ្គលកាហ្វៀរទន់ទេរទៅរកអ្វីដែលខ្លួនត្រូវបានបង្កើតមក ។" (الكافي 2: 1/2)

*6/2/7 [...] រាយការណ៍មកពី ស្ត្រីលីហ្គា ប៊ិន សាស៊ីរី ដែលបានថាខ្ញុំបានទូល អាច្និ អាប់ខុលឡោះហ្គ័រ ^{صلوات الله عليه والسلام} ថា៖ "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ ^{صلوات الله عليه والسلام} ! តើអល់ឡោះហ្គ័របានបង្កើតដីរបស់មុម្មិនមកពីអ្វី?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "មកពីដីរបស់ព្រះសាស្តាទាំងពួង ^{عليهم السلام} ។ ដូច្នេះពួកគេនឹងមិនកខ្វក់ដាច់ខាត ។" (الكافي 2: 3/3)

وَهُوَ اللَّهُ فِي السَّمَوَاتِ وَ فِي الْأَرْضِ يَعْلَمُ سِرَّكُمْ وَ جَهْرَكُمْ وَ يَعْلَمُ مَا تَكْسِبُونَ ﴿٣﴾

៣. ព្រះអង្គគឺអល់ឡោះហ្គ័រនៅលើបណ្តាមេឃនិងនៅលើដី ។ ព្រះអង្គទ្រង់ញាណអាចកំបាំងរបស់ពួកអ្នក (គឺគំនិត) និងអ្វីដែលពួកអ្នកបើកឲ្យឃើញ ។ ព្រះអង្គទ្រង់ញាណអ្វីដែលពួកអ្នកសាង (ប្រព្រឹត្ត) ។

អធិប្បាយអាយ៉ាស្ត ៣

١/٣/٦ ابْنُ بَابُوَيْهٍ، قَالَ: حَدَّثَنَا أَحْمَدُ بْنُ مُحَمَّدٍ بْنِ يَحْيَى الْعَطَّارُ (رَضِيَ اللَّهُ عَنْهُ)، قَالَ: حَدَّثَنَا سَعْدُ بْنُ عَبْدِ اللَّهِ، عَنْ يَعْقُوبَ بْنِ يَزِيدَ، عَنِ الْحَسَنِ بْنِ عَلِيِّ الْحَرَّازِ، عَنْ مُتَّى الْحَنَاطِ، عَنْ أَبِي جَعْفَرٍ - أَطْنَةُ مُحَمَّدَ بْنِ النُّعْمَانِ - قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ: ﴿ وَ هُوَ اللَّهُ فِي السَّمَاوَاتِ وَ فِي الْأَرْضِ ﴾ قَالَ: «كَذَلِكَ هُوَ فِي كُلِّ مَكَانٍ».

6/3/1 [...] រាយការណ៍មកពី អាច្និ យ៉ាក្កុហ្វារ ដែលបានតំណាលថាតាមខ្ញុំដឹង មូហ្គាម៉ាដូ ប៊ិន អាល់-នុអ៊ីមាន បានថាខ្ញុំបានសួរ អាច្និ អាប់ខុលឡោះហ្គ័រ ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអល់ឡោះហ្គ័រ ^{عز وجل} [៦:៣] ព្រះអង្គគឺអល់ឡោះហ្គ័រនៅលើបណ្តាមេឃនិងនៅលើដី ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ដូចនេះមែន ។ ព្រះអង្គ ^{عز وجل} នៅគ្រប់ទីកន្លែង ។"

قُلْتُ: بِدَاتِهِ؟ قَالَ: «وَيَحْيِكَ، إِنَّ الْأَمَاكِنَ أَقْدَارٌ، فَإِذَا قُلْتُ: فِي مَكَانٍ بِدَاتِهِ، لَرِمَاكَ أَنْ تَقُولَ: فِي أَقْدَارٍ، وَغَيْرِ ذَلِكَ، وَ لَكِنَّ هُوَ بَائِنٌ مِنْ خَلْقِهِ، مُحِيطٌ بِمَا خَلَقَ عِلْمًا وَ قُدْرَةً وَ إِحَاطَةً وَ سُلْطَانًا وَ مُلْكًا، وَ لَيْسَ عِلْمُهُ بِمَا فِي الْأَرْضِ بِأَقْلٍ بِمَا فِي السَّمَاءِ، وَ لَا يَبْنَعُدُ مِنْهُ شَيْءٌ، وَ الْأَشْيَاءُ لَهُ سَوَاءٌ، عِلْمًا وَ قُدْرَةً وَ سُلْطَانًا وَ مُلْكًا وَ إِحَاطَةً». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٠٢ الحديث : ٣٤١٣ / ٩٩ ، التوحيد - الجزء : ١ : صفحة : ١٣٢ الحديث : ١٥)**

ខ្ញុំបានទូលថា: "ព្រះអង្គនៅគ្រប់ទីកន្លែង]ដោយរាងកាយ?" ព្រះអង្គមានវចនៈថា: "អបមង្គលលើលោក ។ បើព្រះអង្គតាំងសិបនៅកន្លែងណាមួយ គេអាចវាស់ព្រះអង្គបាន ។ ដូច្នេះបើលោកថាព្រះអង្គតាំងសិបនៅកន្លែងណាមួយដោយព្រះកាយព្រះអង្គនោះ លោកចាំបាច់ត្រូវថា "នៅកន្លែងណាមួយដែលអាចវាស់បាន" ឬវត្ថុទៀតដូចនោះដែរ ។ តែព្រះអង្គដាច់ពីអ្វីដែលព្រះអង្គបានបង្កើតមក ។ ព្រះអង្គក្តាប់អ្វីដែលព្រះអង្គបានបង្កើតមកនោះក្នុងព្រះអភិញ្ញាណព្រះអង្គ ក្នុងអំណាចព្រះអង្គ ក្នុងការយល់របស់ព្រះអង្គ ក្នុងព្រះអាជ្ញាព្រះអង្គ និងក្នុងព្រះរាជ្យភាពព្រះអង្គ ។ ការដឹងរបស់ព្រះអង្គនូវអ្វីៗនៅលើផែនដីនោះមិនតិចជាងការដឹងរបស់ព្រះអង្គនូវអ្វីៗនៅលើមេឃទេ ។ ពុំមានអ្វីមួយនៅដាច់ពីព្រះអង្គឡើយ ។ ព្រះអង្គទ្រង់ញាណ មានអំណាច មានអាជ្ញា មានព្រះរាជ្យភាពនិងយល់សព្វសារពើស្មើៗគ្នា ។" (التوحيد: 15 / 132)

٢/٣/٦ علي بن محمد رَفَعَهُ عَنْ زُرَّارَةَ قَالَ: قُلْتُ لِأَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) أ كَانِ اللَّهُ وَ لَا شَيْءَ قَالَ نَعَمْ كَانَ وَ لَا شَيْءَ قُلْتُ فَأَيُّنَ كَانَ يَكُونُ قَالَ وَ كَانَ مُتَكَبِّرًا فَاسْتَوَى جَالِسًا وَ قَالَ أَحَلَّتْ يَا زُرَّارَةُ وَ سَأَلْتُ عَنْ الْمَكَانِ إِذْ لَا مَكَانَ. (الكافي - الجزء : ١ : صفحة : ٩٠ : حديث : ٧)

*6/3/2 អាលី ប៊ិន មូហាំម៉ាដ បានរាយការណ៍តមកពី ស៊ីរ៉េ:ត្រី ដែលបានថាខ្ញុំបានទូល អាហ្វិយ៉ាក្តូហ្វារ ថា: "មានអល់ឡោះហ្ន៎ កាលពីពុំមានអ្វីៗនោះ?" ព្រះអង្គមានវចនៈថា: "ត្រូវហើយ ។ មានព្រះអង្គ កាលពីពុំមានអ្វីៗសោះ។" ខ្ញុំបានទូលថា: "[កាលនោះ]ព្រះអង្គនៅឯណា?" កាលនោះព្រះអង្គ ហើយក៏បានងើបអង្គុយត្រង់ខ្លួន ហើយមានវចនៈថា: "ស៊ីរ៉េ:ត្រីអើយ! លោកនិយាយអំពីអល់ទូភាព (អ្វីដែលមិនអាចកើតឡើងបាន) ។ លោកសួរអំពីកន្លែងកាលដែលពុំមានកន្លែង ។" (الكافي :1 / 90 / 7)

وَمَا تَأْتِيهِمْ مِنْ آيَةٍ مِنْ آيَاتِ رَبِّهِمْ إِلَّا كَانُوا عَنْهَا مُعْرِضِينَ ﴿١٠﴾

៤. ពុំមានព្រះសញ្ញា[ឬឱង្ការ]ណាមួយក្នុងបណ្តាព្រះសញ្ញារបស់ម្ចាស់ពួកគេ ដែលមកដល់ពួកគេ ដោយពួកគេ (គឺពួកបដិសេធសទ្ធា ពួកលាក់ពុត ពួកគោរពបូជារូបបដិមា... ពួកទុច្ចរិតនិងទទឹងរឹងរូស) ពុំបានគេចចេញពីព្រះសញ្ញានោះទេ ។

فَقَدْ كَذَّبُوا بِالْحَقِّ لَمَّا جَاءَهُمْ فَسَوْفَ يَأْتِيهِمْ أَنبَتُ مَا كَانُوا بِهِ يَسْتَهْرَهُونَ ﴿١١﴾

៥. ពួកគេបានបដិសេធការពិត ពេលការពិតបានមកដល់ពួកគេ ។ តែបន្តិចទៀតដំណឹងរឿងដែលពួកគេបានចំអកឲ្យនោះនឹងមកដល់ពួកគេ [ពួកគេដឹងខ្លួនអំពីអំពើទុច្ចរិតរបស់ខ្លួន] ។

أَلَمْ يَرَوْا كَمْ أَهْلَكْنَا مِنْ قَبْلِهِمْ مِّنْ قَرْنٍ مَّكَّنتُهُمْ فِي الْأَرْضِ مَا لَمْ نُمَكِّنْ لَكُمْ وَأَرْسَلْنَا السَّمَاءَ عَلَيْهِمْ
مِدْرَارًا وَجَعَلْنَا الْأَنْهَارَ تَجْرِي مِنْ تَحْتِهِمْ فَأَهْلَكْنَاهُمْ بِذُنُوبِهِمْ وَأَنْشَأْنَا مِنْ بَعْدِهِمْ قَرْنًا آخَرِينَ ﴿٦﴾

៦. ពួកគេមិនឃើញទេថាប៉ុន្មានជំនាន់មនុស្សមុនពួកគេមកហើយ ដែលយើងបានប្រល័យចោល ?
យើងបានប្រទានឲ្យពួកគេនៅលើផែននូវអំណាចដែលយើងមិនបានប្រទានឲ្យពួកអ្នកទេ ? យើងបាន
បញ្ជូនមកពីលើមេឃនូវទឹកភ្លៀងយ៉ាងច្រើនឲ្យពួកគេ យើងបានបង្កើតបណ្តាស្ទឹងដែលមានទឹកហូរ
ក្រោមជើងពួកគេ (គឺដល់ស្រុកទេសពួកគេ) ។ តែ [ពួកគេប្រអើតក្រអោង លួចប្លន់...] យើងបានកម្ទេច
ពួកគេចោលដោយសារបាបពួកគេ យើងបានបង្កើតក្រោយពីពួកគេនូវជនមួយជំនាន់ទៀត ។

وَلَوْ نَزَّلْنَا عَلَيْكَ كِتَابًا فِي قِرطَاسٍ فَلَمَسُوهُ بِأَيْدِيهِمْ لَقَالَ الَّذِينَ كَفَرُوا إِنْ هَذَا إِلَّا سِحْرٌ مُّبِينٌ ﴿٧﴾
៧. [សាស្ត្រាវិទ្យា !] បើយើងបានដាក់ចុះមកឲ្យអ្នកនូវសំណេរចារលើផ្ទាំងក្រដាសមួយ ដែលពួកគេបាន
ស្ទាបដោយដៃពួកគេក៏ដោយ ក៏ពួកបដិសេធសទ្ធា [ពួកគោរពបូជារូបបដិមា ពួកទុច្ចរិត... ពួកសាង
បាបកម្មនិងពួកដែលមានចិត្តអកុសល] នឹងថា៖ "នេះពុំមែនអ្វីក្រៅពីមន្តអាគមដាក់ស្តែងទេ ។"

وَقَالُوا لَوْلَا أُنزِلَ عَلَيْهِ مَلَكٌ وَلَوْ أَنْزَلْنَا مَلَكَ لَفُضِيَ الْأَمْرُ ثُمَّ لَا يُنظَرُونَ ﴿٨﴾
៨. ពួកគេថា៖ "ហេតុអ្វីបានជាគេមិនបញ្ជូនទេវតាចុះមករកគេ (គឺព្រះសាស្ត្រា) ?" ។ បើយើងបញ្ជូន
ទេវតាចុះមក [ព្រោះតែពួកគេទទឹងរឹងរូសនិងទុច្ចរិត] រឿងនោះ (គឺជោគវាសនារបស់ពួកគេ) ប្រាកដជា
នឹងត្រូវបានវិនិច្ឆ័យស្រេចបាច់ហើយ ហើយគេនឹងមិនពន្យារពេលឲ្យពួកគេទេ ។

وَلَوْ جَعَلْنَاهُ مَلَكَ لَجَعَلْنَاهُ رَجُلًا وَلَلَبَسْنَا عَلَيْهِمْ مَا يَلْبَسُونَ ﴿٩﴾
៩. បើយើងបានធ្វើឲ្យគេ (គឺព្រះសាស្ត្រា) ទៅជាទេវតា យើងនឹងឲ្យទេវតានោះទៅជាមនុស្ស (គឺមានរូប
រាងជាមនុស្ស) យើងច្បាស់ជានឹងធ្វើឲ្យពួកគេនៅក្នុងការប្របូកប្របល់ដែលពួកគេ (គឺពួកមនុស្ស) កំពុង
តែធ្វើនេះស្រាប់ហើយ ។

وَلَقَدْ أَسْتَهْزَيْتُمْ بِرُسُلٍ مِّن قَبْلِك فَحَاقَ بِالَّذِينَ سَخِرُوا مِنْهُمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ ﴿١٠﴾
១០. បណ្តាព្រះសាសនៈទូតមុនអ្នកត្រូវគេចំអកឲ្យចមកហើយ តែពួកដែលបន្តបង្ហាប់ត្រូវឡោមពុំទូ
ដោយអ្វីដែលពួកគេបានចំអកឲ្យ ។

قُلْ سِيرُوا فِي الْأَرْضِ ثُمَّ انظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكذِبِينَ ﴿١١﴾
១១. ចូរអ្នកប្រាប់បណ្តាអ្នកចំអកឡូកឡាយថា៖ "ចូរអស់លោកចរត្រាច់លើផែនដី ចូរមើលចុះថាគេ
អវសានរបស់ពួកអ្នកបដិសេធការពិតនោះដូចម្តេចខ្លះ ។"

قُلْ لِمَن مَّا فِي السَّمَوَاتِ وَالْأَرْضِ ۗ قُلْ لِلَّهِ كَتَبَ عَلَىٰ نَفْسِهِ الرَّحْمَةَ لِيَجْمَعَ كُفْرَكُمْ إِلَىٰ يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ ۗ
الَّذِينَ خَسِرُوا أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ ﴿١٢﴾

ثلاثة
ازواج
الحزب
١٣

១២. ចូរអ្នកថា៖ "តើអ្វីៗដែលមាននៅលើបណ្តាមេឃនិងដីជាកម្មសិទ្ធិរបស់អ្នកណា?" ចូរអ្នកថា៖ "ជាកម្មសិទ្ធិរបស់អស់ឡោះហ្ន៎ ។" ព្រះអង្គបានដាក់ព្រះរាជបញ្ជាលើព្រះអង្គឯងឲ្យមានព្រះធម៌មេត្តា (គឺព្រះអង្គមានព្រះឧបការធម៌ដល់អស់ទាំងសត្វ) ។ ពិតណាស់ព្រះអង្គនឹងប្រមូលពួកអ្នកក្នុងថ្ងៃជំនុំ ជម្រះពុំមានការសង្ស័យអំពីថ្ងៃនោះទេ ។ បណ្តាអ្នកដែលធ្វើឲ្យខ្លួនឯងវិនាស[ដោយប្រព្រឹត្តអំពើទុច្ចរិត] ពួកគេនោះពុំមានសទ្ធាទេ (គឺពួកគេមិនព្រមជឿទេ) ។

وَلَهُ مَا سَكَنَ فِي اللَّيْلِ وَالنَّهَارِ وَهُوَ السَّمِيعُ الْعَلِيمُ ﴿١٣﴾

១៣. កម្មសិទ្ធិរបស់ព្រះអង្គគឺអ្វីៗដែលអាស្រ័យនៅក្នុងរាត្រីកាលនិងក្នុងទិវាកាល ។ ព្រះអង្គគឺព្រះទ្រង់សវនាការ ព្រះទ្រង់ញាណ ។

قُلْ أَعْيَرَ اللَّهُ أَخْتًا وَإِنِّي فَاطِرُ السَّمَوَاتِ وَالْأَرْضِ وَهُوَ يُطْعَمُ وَلَا يُطْعَمُ قُلْ إِنِّي أُمِرْتُ أَنْ أَكُونَ أَوَّلَ مَنْ أَسْلَمَ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ ﴿١٤﴾

១៤. ចូរអ្នកថា៖ "ខ្ញុំគួរយកអភិបាលផ្សេងពីអស់ឡោះហ្ន៎ទេ ព្រះអ្នកបង្កើតបណ្តាមេឃនិងដី ព្រះអ្នកផ្គត់ផ្គង់[អស់សត្វលោករបស់ព្រះអង្គ]ដោយពុំមាននរណាផ្គត់ផ្គង់ព្រះអង្គទេ (ព្រះអង្គមិនត្រូវការជួយផ្គត់ផ្គង់ពីនរណាទេ)?" ចូរអ្នកថា៖ "ខ្ញុំបានទទួលព្រះរាជបញ្ជាមកថាឲ្យខ្ញុំជាបុគ្គលដំបូងបង្អស់ដែលចុះចូល[ចំពោះព្រះអង្គ] (គឺនៅក្រោមព្រះរាជបញ្ជាអស់ឡោះហ្ន៎) កុំឲ្យអ្នកនៅក្នុងបណ្តាពួកពហុទេពនិយមឡើយ (គឺជនដែលយកអ្វីផ្សេង (គឺរូបបដិមា) មកចូលរួមហ៊ុនហាយជាមួយអស់ឡោះហ្ន៎ តាំងជាដៃគូព្រះអង្គ) ។"

قُلْ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ ﴿١٥﴾

១៥. ចូរអ្នកថា៖ "ខ្ញុំខ្លាចព្រះទណ្ឌកម្មថ្ងៃដែលគួរឲ្យខ្លាច (គឺថ្ងៃជំនុំជម្រះ) បើខ្ញុំល្មើសបង្គាប់ម្ចាស់ខ្ញុំ ។"

مَنْ يُصِرْ فَعَنْهُ يَوْمَئِذٍ فَقَدْ رَحِمَهُ وَذَلِكَ الْفَوْزُ الْمُبِينُ ﴿١٦﴾

១៦. អ្នកណាមួយដែលចៀសផុតពីវាក្នុងថ្ងៃនោះ (រួចផុតពីព្រះទណ្ឌកម្ម) ក៏ព្រោះតែព្រះអង្គមានព្រះមេត្តាធម៌ដល់អ្នកនោះ ។ នេះគឺជោគជ័យរុងរឿង ។

وَإِنْ يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلاَّ هُوَ وَإِنْ يَمْسَسْكَ بِيْخِيرٍ فَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ﴿١٧﴾

១៧. បើអស់ឡោះហ្ន៎ឲ្យអ្នកប៉ះពាល់លើទុក្ខវេទនា ពុំមានអ្នកណាក្រៅពីព្រះអង្គអាចកម្ចាត់វាបានឡើយ ។ បើព្រះអង្គឲ្យអ្នកប្រទះកុសល [ពុំមានអ្នកណាមួយអាចដកហូតវាពីអ្នកបានឡើយ] ព្រះអង្គមានសព្វានុភាពលើសព្វសារពើ ។

وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ وَهُوَ الْحَكِيمُ الْخَبِيرُ ﴿١٨﴾

១៨. ព្រះអង្គគឺព្រះអ្នកគ្រប់គ្រងធំបំផុត លើបារបទាំងឡាយរបស់ព្រះអង្គ ។ ព្រះអង្គគឺព្រះមុនីរាជ ព្រះទ្រង់ញាណឆ្លុះឆ្លាយ ។

អធិប្បាយអាយ៉ាត ៤-១៤

* ៤/១៦-១/១៨ 1/18-4/16 قَالَ الْإِمَامُ عَلَيْهِ السَّلَامُ: قَوْلُهُ عَزَّ وَجَلَّ: « إِنَّ الَّذِينَ يَكْتُمُونَ مَا أَنْزَلْنَا مِنَ الْبَيِّنَاتِ » مِنْ صِفَةِ مُخْمَدٍ وَ صِفَةِ عَلِيِّ وَ حَلِيبَتِهِ « وَ أَهْدَى مِنْ بَعْدِ مَا بَيَّنَّاهُ لِلنَّاسِ فِي الْكِتَابِ » [قَالَ:] وَ الَّذِي أَنْزَلْنَاهُ مِنْ [بَعْدِ] الْهُدَى، هُوَ مَا أَطَهَرْنَا مِنْ الْآيَاتِ عَلَى فَضْلِهِمْ وَ مَحَلِّهِمْ.

*6/4-18/1 អ៊ីម៉ាហ្គាសាន់ អាល-អាស័រការិ ^{صلوات الله عليه والسلام} មានវចនៈថា៖ «ព្រះបន្ទូលអស់ឡោះហ្ន៎ ^{عجل} [២:១៥៩] ពិតណាស់ពួកដែលលាក់ភ័ស្តុតាងជាក់ច្បាស់ គឺគុណសម្បត្តិរបស់មូហាំម៉ាដ្ន ^{صلوات الله عليه وآله} និងគុណសម្បត្តិរបស់ អាលី ^{صلوات الله عليه والسلام} និងលក្ខណៈពិសេសរបស់ព្រះអង្គទាំងពីរ ^{عليهم السلام} និងមគ្គុទេសក៍ដឹកនាំដែលយើងបានបើកឲ្យ ដឹងបន្ទាប់ពីយើងបានបំភ្លឺរួចហើយសម្រាប់បណ្តាមនុស្សនៅក្នុងគម្ពីរ អ្វីដែលត្រូវបើកឲ្យដឹងបន្ទាប់ពី នោះគឺមគ្គុទេសក៍ដឹកនាំ ។ នេះគឺសញ្ញានៃបារមីនិងឋានៈរបស់អ្នកទាំងពីរ ^{عليهم السلام} ដែលយើង ^{عجل} បានបង្ហាញ ឲ្យ ឃើញច្បាស់ ។

كَالْعِمَامَةِ الَّتِي كَانَتْ تُظَلُّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ فِي أَسْفَارِهِ، وَ الْمِيَاهِ الْأُجَاخَةِ الَّتِي كَانَتْ تَعْدُبُ فِي الْأَبَارِ وَ الْمَوَارِدِ بِصَافِهِ وَ الْأَشْجَارِ الَّتِي كَانَتْ تَتَهَدَّلُ ثَمَارُهَا بِنُزُولِهِ تَحْتَهَا وَ الْعَاهَاتِ الَّتِي كَانَتْ تَزُولُ عَمَّنْ يَمْسُحُ يَدَهُ عَلَيْهِ أَوْ يَنْفُثُ بُصَافَةً فِيهَا.

ដូចជាពពកដែលបានបាំងម្លប់ឲ្យរស្មីលុលឡោះហ្ន៎ ^{صلوات الله عليه وآله} ពេលព្រះអង្គ ^{عليه وآله} ធ្វើដំណើរ ដូចជាទឹកអណ្តូងប្រៃ ទៅជាសាបដោយសារទឹកមាត់ព្រះអង្គ ^{عليه وآله} ដូចជាដើមឈើបន្ទាបផ្លែមកឲ្យព្រះអង្គ ^{عليه وآله} ពេលព្រះអង្គ ^{عليه وآله} អង្គុយក្រោមនោះ ដូចជាពិការភាពរលាយបាត់អស់ពេលប៉ះដោយដៃព្រះអង្គ ^{عليه وآله} ឬដោយទឹកមាត់ព្រះ អង្គ ^{عليه وآله} ជាដើម ។

وَ كَالآيَاتِ الَّتِي ظَهَرَتْ عَلَى عَلِيِّ عَلَيْهِ السَّلَامُ مِنْ تَسْلِيمِ الْجِبَالِ وَ الصُّخُورِ وَ الْأَشْجَارِ قَائِلَةً: « يَا وَلِيَّ اللَّهِ، وَ يَا خَلِيفَةَ رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ آله » وَ السُّمُومِ الْقَاتِلَةِ الَّتِي تَنَاقَلَهَا مَنْ سَمِيَ بِاسْمِهِ عَلَيْهَا وَ لَمْ يُصِبْهُ بِلَاؤُهَا، وَ الْأَفْعَالِ الْعَظِيمَةِ: مِنَ التَّلَالِ وَ الْجِبَالِ الَّتِي قَلَعَهَا وَ رَمَى بِهَا كَالْحَصَاةِ الصَّغِيرَةِ، وَ كَالْعَاهَاتِ الَّتِي زَالَتْ بِدُعَائِهِ، وَ الْآفَاتِ وَ الْبَلَايَا الَّتِي حَلَّتْ بِالْأَصْحَاءِ بِدُعَائِهِ، وَ سَائِرِهَا بِمَا حَصَّهُ اللَّهُ تَعَالَى بِهِ مِنْ فَضَائِلِهِ.

ដូចជាបណ្តាសញ្ញាដែលបានសម្តែងឲ្យឃើញអំពីអាលី ^{صلوات الله عليه والسلام} គឺ ភ្នំ ថ្មនិងដើមឈើបានគំនាប់អាលី ^{صلوات الله عليه والسلام} ថា៖ "ព្រះអភិបាលដែលមកពីអស់ឡោះហ្ន៎ ^{عجل} អើយ! ខ័ណ្ឌរបស់រស្មីលុលឡោះហ្ន៎ ^{صلوات الله عليه وآله} អើយ!" ជាដើម ដូចជាថ្នាំបំពុលដែលធម្មតាអាចសម្លាប់អ្នកណាដឹកវានោះ មិនអាចផ្តល់អន្តរាយដល់អ្នកដឹកវានោះ ឡើយពេលអ្នកនោះដឹកវាក្នុងព្រះនាមអាលី ^{صلوات الله عليه والسلام} ជាដើម ដូចជាទង្វើអស្ចារ្យកន្ត្រាក់ទូលនិងភ្នំគ្រវែងដូច ដុំតូចៗជាដើម ដូចជាពិការភាពរលាយបាត់អស់អាស្រ័យការបូងស្លូងអាលី ^{صلوات الله عليه والسلام} ដូចជាវិបត្តិនិងទុក្ខ វេទនាដែលពើបពះលើអ្នកមានសុខភាពល្អ ដោយសារតែការបូងស្លូង[អាក្រក់ឬជំនាន់]របស់អាលី ^{صلوات الله عليه والسلام} ជាដើម និងបារមីច្រើនទៀតដែលអស់ឡោះហ្ន៎ ^{عجل} បានដាក់ក្នុងខ្លួនអាលី ^{صلوات الله عليه والسلام} ជាពិសេស ។

فَهَذَا مِنَ الْهُدَى الَّذِي بَيَّنَّهُ اللَّهُ لِلنَّاسِ فِي كِتَابِهِ، ثُمَّ قَالَ: « أَوْلَيْكَ » [أَيُّ أَوْلَيْكَ] الْكَاتِمُونَ هَذِهِ الصِّغَاتِ مِنْ مُحَمَّدٍ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ مِنْ عَلِيِّ عَلَيْهِ السَّلَامُ الْمُخْفُونَ لَهَا عَنْ طَلِبِيهَا الَّذِينَ يَلْزِمُهُمْ إِبْدَاؤُهَا هُمْ عِنْدَ زَوَالِ التَّقْيِيَةِ « يَلْعَنُهُمُ اللَّهُ » يَلْعَنُ الْكَاتِمِينَ « وَ يَلْعَنُهُمُ الْأَعْنُونَ ». فِيهِ وَجُوهٌ: مِنْهَا « يَلْعَنُهُمُ الْأَعْنُونَ » أَنَّهُ لَيْسَ أَحَدٌ مِثْلًا إِلَّا وَ هُوَ يَقُولُ: لَعَنَ اللَّهُ الظَّالِمِينَ الْكَاتِمِينَ

لِلْحَقِّ،

ដូច្នោះ នេះគឺមគ្គុទេសក៍ដឹកនាំដែលអស់ឡោះហ្ន៎^عបានបំភ្លឺសម្រាប់មនុស្សនៅក្នុងព្រះគម្ពីរព្រះអង្គ^ع ។
 បន្ទាប់មកព្រះអង្គ^عមានព្រះបន្ទូលថា៖ [២:១៥៩] ជនទាំងនេះ មានន័យថាពួកដែលលាក់លក្ខណៈ
 សម្បត្តិទាំងនេះរបស់មូហាំម៉ាដ្ឋ^{صلوات الله عليه وآله} និងអ៊ាលី^{عليه السلام} ពួកដែលខ្លាចមនុស្សស្វែងរកលក្ខណៈសម្បត្តិទាំង
 នេះ គឺពួកដែលចាំបាច់ត្រូវតែឲ្យគេឃើញលក្ខណៈសម្បត្តិទាំងនេះ ក្នុងសម័យកាលដែលពុំមានការ
 លាក់បាំងទេ (គឺក្នុងសម័យដែលគេមិនតម្រូវឲ្យលាក់បាំងជំនឿទេ) ។ ជនទាំងនេះគឺជនដែល
 អស់ឡោះហ្ន៎ដាក់បណ្តាសា គឺដាក់បណ្តាសាពួកអ្នកបិទបាំង[ការពិត] ។ បណ្តាអ្នកដាក់បណ្តាសាដាក់
 បណ្តាសាពួកគេ[ដែរ] ។ មានច្រើនពួក ជាដំបូង បណ្តាអ្នកដាក់បណ្តាសាដាក់បណ្តាសាពួកគេ[ដែរ]
 មនុស្សល្អឬមនុស្សអាក្រក់មិនសល់ម្នាក់នឹងថា៖ "សូមអស់ឡោះហ្ន៎^عដាក់បណ្តាសាមនុស្សអាក្រក់
 ដែលបិទបាំងការពិត ។"-បណ្តាសា (មើល) ។

إِنَّ الظَّالِمِ الْكَاثِمِ لِحَقِّ ذَلِكَ يَقُولُ أَيْضاً لَعَنَ اللَّهُ الظَّالِمِينَ الْكَاثِمِينَ، فَهُمْ عَلَى هَذَا الْمَعْنَى فِي لَعْنِ كُلِّ اللَّاعِنِينَ، وَ فِي لَعْنِ أَنْفُسِهِمْ.
 មនុស្សអាក្រក់ដែលបិទបាំងការពិតនោះក៏នឹងថាដែរថា៖ "សូមអស់ឡោះហ្ន៎^عដាក់បណ្តាសាមនុស្ស
 អាក្រក់ អ្នកបិទបាំង ។" បានសេចក្តីថាពួកគេចូលរួមជាមួយបណ្តាអ្នកឯទៀតដែលដាក់បណ្តាសា
 ហើយដាក់បណ្តាសាមកលើខ្លួនឯងដែរ ។

و مِنْهَا: أَنَّ الْاِثْنَيْنِ إِذَا ضَجَرَ بَعْضُهُمَا عَلَى بَعْضٍ وَ تَلَاعَنَا ارْتَفَعَتِ اللَّعْنَتَانِ، فَاسْتَأْذَنَّا رِئُوسَهُمَا فِي الْوُقُوعِ لِمَنْ بُعِثْنَا عَلَيْهِ.
 ទីពីរគឺ បើអ្នកណាមួយទាស់ជាមួយអ្នកណាមួយ ដាក់បណ្តាសាគ្នាទៅវិញទៅមក បណ្តាសាទាំងពីរនឹង
 ឡើងទៅលើទៅសូមអនុញ្ញាតពីម្ចាស់^عដើម្បីធ្លាក់មកលើដាក់បណ្តានោះ ។

فَقَالَ اللَّهُ عَزَّ وَ جَلَّ لِلْمَلَائِكَةِ: انظُرُوا، فَإِنْ كَانَ اللَّاعِنُ أَهْلًا لِلْعَنِّ وَ لَيْسَ الْمَقْضُودُ بِهِ أَهْلًا فَأَنْزِلُوهَا جَمِيعًا بِاللَّاعِنِ. وَ إِنْ كَانَ الْمَشْتَارُ
 إِلَيْهِ أَهْلًا، وَ لَيْسَ اللَّاعِنُ أَهْلًا فَوَجِّهْهُمَا إِلَيْهِ. وَ إِنْ كَانَا جَمِيعًا لَهَا أَهْلًا، فَوَجِّهْهُمَا لَعْنِ هَذَا إِلَى ذَلِكَ، وَ وَجِّهْهُمَا لَعْنِ ذَلِكَ إِلَى هَذَا.
 អស់ឡោះហ្ន៎^عប្រាប់ពួកទេវតាថា៖ "ចូរពិនិត្យមើល តើអ្នកដាក់បណ្តាសាស័ក្តិសមនឹងត្រូវបណ្តាសាទេ
 តើម្នាក់ទៀតមិនស័ក្តិសមត្រូវបណ្តាសាទេ ហើយដាក់បណ្តាសាទាំងពីរលើបុគ្គលណាដែលសមនឹងត្រូវ
 បណ្តាសា ។ បើបុគ្គលដែលដាក់បណ្តាសាគេនោះមិនសមនឹងត្រូវបណ្តាសាទេ តែម្នាក់ទៀតសមនឹង
 ត្រូវបណ្តាសា ចូរដាក់បណ្តាសាទាំងពីរនោះលើបុគ្គលដែលសមនឹងត្រូវបណ្តាសានោះ ។ បើទាំងពីរ
 នាក់នោះសមនឹងត្រូវបណ្តាសា ចូរដាក់បណ្តាសានោះលើបុគ្គលនោះ ដាក់បណ្តាសានោះលើបុគ្គល
 នេះ ។

وَ إِنْ لَمْ يَكُنْ وَاحِدٌ مِنْهُمَا لَهَا أَهْلًا لِإِيمَانِهِمَا، وَ إِنْ الضَّجَرَ أَحْوَجُهُمَا إِلَى ذَلِكَ، فَوَجِّهْهُمَا لِلْعَنْتَيْنِ إِلَى الْيَهُودِ الْكَافِرِينَ نَعْتِ مُحَمَّدٍ وَ
 صِفَتُهُ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ ذَكَرَ عَلَيْهِ السَّلَامُ وَ حَلِيَّتَهُ، وَ إِلَى النَّوَاصِبِ الْكَافِرِينَ لِفَضْلِ عَلِيٍّ، وَ الدَّافِعِينَ لِفَضْلِهِ.
 បើទាំងពីរនាក់នេះមិនសមនឹងត្រូវបណ្តាសាទេព្រោះពួកគេមានសទ្ធា ដែលពួកគេបានធ្វើបែបនេះ
 ព្រោះទាស់គ្នានោះ ចូរបំបែរបណ្តាសានោះចេញពីពួកគេឲ្យទៅពើបពះលើពួកយ៉ាហ្វិឌីដែលបិទបាំង
 បុណ្យបារមីរបស់មូហាំម៉ាដ្ឋ^{صلوات الله عليه وآله} ដែល[បិទបាំង]ការថ្លែងដល់អ៊ាលី^{عليه السلام} និងកល្យណៈពិសេសរបស់អ៊ាលី
 និងទៅពើបពះលើពួកណាស្ទីប៊ី (គឺពួកស្តាប់អាស់លុល-បៃត៍^{عليهم السلام}) ដែលបិទបាំងបុណ្យបារមីរបស់
 អ៊ាលី^{صلوات الله عليه والسلام} ដែលបដិសេធបុណ្យបារមីរបស់អ៊ាលី^{صلوات الله عليه والسلام} ។

ثُمَّ قَالَ اللَّهُ عَزَّ وَجَلَّ: ﴿إِلَّا الَّذِينَ تَابُوا﴾ مِنْ كِتَابِنَا ﴿وَأَصْلَحُوا﴾ أَعْمَاهُمْ، وَ أَصْلَحُوا مَا كَانُوا أَفْسَدُوهُ بِسُوءِ التَّوْبِيلِ فَجَحَدُوا بِهِ فَضْلَ الْفَاضِلِ وَ اسْتِحْقَاقَ الْمُحِقِّ ﴿وَوَيْبُنَا﴾ مَا ذَكَرَهُ اللَّهُ تَعَالَى مِنْ نَعْتِ مُحَمَّدٍ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ صِفَتِهِ وَ مِنْ ذِكْرِ عَلِيٍّ عَلَيْهِ السَّلَامُ وَ حَلِيَّتِهِ، وَ مَا ذَكَرَهُ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ ﴿فَأُولَئِكَ أَتُوبُ عَلَيْهِمْ﴾ أَقْبَلُ تَوْبَتَهُمْ ﴿وَ أَنَا التَّوَّابُ الرَّحِيمُ﴾.

បន្ទាប់មកអស់ឡោះហ្មឺមានព្រះបន្ទូលថា៖ [២:១៦០] លើកលែងតែអ្នកណាដែលស្មារលាក់ហុស ក្នុងបណ្តាអ្នកបិទបាំង និងកែខ្លួន ទង្វើពួកគេ លែងធ្វើទៀត កែខ្លួនពីអំពើអាក្រក់ដែលខ្លួនបានធ្វើដោយអធិប្បាយបង្កាច់បង្អួច ក្នុងគោលបំណងបំផ្លាញគុណសម្បត្តិបុគ្គលគួរសរសើរនិងសិទ្ធិរបស់បុគ្គលត្រឹមត្រូវ ហើយបង្ហាញឲ្យឃើញច្បាស់ អ្វីដែលអស់ឡោះហ្មឺបានបើកឲ្យដឹងគឺ៖ បុគ្គលលក្ខណៈនិងគុណសម្បត្តិរបស់មូហាំម៉ាដ្ឋ ^{صلوات الله عليه وآله} ការថ្លែងឲ្យដឹងអំពីអាល ^{صلوات الله عليه والسلام} និងគុណសម្បត្តិឧត្តុង្គឧត្តមរបស់អាល ^{صلوات الله عليه والسلام} និងអ្វីដែលរស្មីលុលឡោះហ្មឺ ^{صلوات الله عليه وآله} បានថ្លែងប្រាប់ ។ ពួកនោះគឺពួកដែលអញនឹងអត់ឱនឲ្យ គឺព្រមទទួលការស្មារលាក់ហុសរបស់ពួកគេ ព្រោះអញគឺអ្នកទទួលការសូមស្មារលាក់ហុស អញគឺអ្នកមានមេត្តាករុណាប្រណី ។”

ثُمَّ [قَالَ قِيلَ] لِأَمِيرِ الْمُؤْمِنِينَ عَلَيْهِ السَّلَامُ: مَنْ خَيْرُ خَلْقِ اللَّهِ بَعْدَ أُمَّةِ الْهُدَى وَ مَصَابِيحِ الدُّجَى؟ قَالَ: الْعُلَمَاءُ إِذَا صَلَحُوا. قِيلَ: فَمَنْ شَرُّ خَلْقِ اللَّهِ بَعْدَ إِبْلِيسَ وَ فِرْعَوْنَ وَ ثَمُودَ، وَ بَعْدَ الْمُتَمَسِّمِينَ بِأَسْمَائِكُمْ وَ الْمُتَلَقِّبِينَ بِالْقَابِكُمْ، وَ الْأَخْذِينَ لِأَمَكِنَتِكُمْ، وَ الْمُتَأَمِّرِينَ فِي مَمَالِكِكُمْ؟ قَالَ: الْعُلَمَاءُ إِذَا فَسَدُوا، هُمْ الْمُظْهَرُونَ لِلْأَبَاطِيلِ، الْكَاتِمُونَ لِلْحَقَائِقِ، وَ فِيهِمْ قَالَ اللَّهُ عَزَّ وَ جَلَّ: ﴿أُولَئِكَ يَلْعَنُهُمُ اللَّهُ وَ يَلْعَنُهُمُ اللَّاعِنُونَ﴾ * إِلَّا الَّذِينَ تَابُوا ﴿الْآيَةَ﴾.

បន្ទាប់មកអ៊ីម៉ាអាល-ហ្មាសាន់ អាល-អុស្តការ ^{صلوات الله عليه والسلام} មានវចនៈថាគេបានសួរ អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ថា៖ "អ្នកណាទៅដែលប្រសើរជាងគេក្នុងបណ្តាសត្វលោកទាំងអស់របស់អស់ឡោះហ្មឺ បន្ទាប់ពីអ៊ីម៉ា ^{صلوات الله عليه والسلام} មគ្គទេសក៍ដែលប្រៀបបាននឹងចន្លុះក្នុងយប់ងងឹត?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្នកចេះដឹងដែលត្រឹមត្រូវ ។" គេបានសួរថា៖ "អ្នកណាទៅដែលអាក្រក់បំផុតក្នុងបណ្តាសត្វលោកទាំងអស់របស់អស់ឡោះហ្មឺ បន្ទាប់ពីអ៊ីប្លីស ^{للعن الله} ហ្វៀរអៀន ^{للعن الله} និងមូដូ ^{للعن الله} និងបុគ្គលទាំងឡាយដែលរើសយកព្រះនាមព្រះអង្គ ^{صلوات الله عليه والسلام} ជាឈ្មោះខ្លួន ដែលយកឋានៈព្រះអង្គ ^{صلوات الله عليه والسلام} ជាឋានៈខ្លួន ដែលយកតំណែងព្រះអង្គ ^{صلوات الله عليه والسلام} ដែលចេញបញ្ជាក្នុងគុណការព្រះអង្គ ^{صلوات الله عليه والسلام}?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ពួកអ្នកចេះដឹងអសីលធម៌ មិនបរិសុទ្ធ ដែលចេញបញ្ជាមិនត្រឹមត្រូវ ដែលបិទបាំងការពិត ។ អស់ឡោះហ្មឺ ^{صلوات الله عليه وآله} មានព្រះបន្ទូលអំពីបុគ្គលទាំងនេះថា៖ [២:១៥៩] ជនទាំងនេះគឺជនដែលអស់ឡោះហ្មឺដាក់បណ្តាសា ហើយបណ្តាអ្នកដាក់បណ្តាសាដាក់បណ្តាសាពួកគេ[ដែរ] ។ [២:១៦០] លើកលែងតែអ្នកណាដែលស្មារលាក់ហុស ។

ثُمَّ قَالَ اللَّهُ عَزَّ وَ جَلَّ: ﴿فَوَيْلٌ لِلَّذِينَ يَكْتُمُونَ الْكِتَابَ بِأَيْدِيهِمْ﴾ ثُمَّ يَقُولُونَ هَذَا مِنْ عِنْدِ اللَّهِ لَيْسَتْ تُرُوا بِهِ تَمَنَّا قَلِيلًا ﴿الْآيَةَ﴾. (التفسير المنسوب إلى الإمام العسكري عليه السلام , ج 1 , ص 299)

បន្ទាប់មកអស់ឡោះហ្មឺមានព្រះបន្ទូលថា៖ [២:៧៩] ចង្រៃអបទ្រពលើបុគ្គលណាដែលចងក្រងឡើងនូវគម្ពីរមួយដោយដៃដងហើយថា៖ "គម្ពីរនេះមកពីអស់ឡោះហ្មឺ" ក្នុងបំណងទាញយកនូវកម្រៃដ៏ថោកទាប ។" (2:159-160) (التفسير المنسوب إلى الإمام العسكري عليه السلام 1: 299)

* ٢/١٨-٤/٦ مُحَمَّدٌ بْنُ يَحْيَى عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ عَيْسَى عَنْ عَلِيِّ بْنِ الْحَكَمِ عَنِ الْحُسَيْنِ أَبِي الْعَلَاءِ الْخُفَّافِ عَنْ أَبِي عَبْدِ اللَّهِ (عليه

السلام) قَالَ لَمَا انْتَهَزَمَ النَّاسُ يَوْمَ أُحُدٍ عَنِ النَّبِيِّ (صلى الله عليه وآله) انصرفت إليهم بوجهه وَ هُوَ يَقُولُ أَنَا مُحَمَّدٌ أَنَا رَسُولُ اللَّهِ لَمْ أُقْتَلْ
وَ لَمْ أُمْتْ فَالْتَفَتَ إِلَيْهِ فُلَانٌ وَ فُلَانٌ فَعَالَا الْآنَ يَسْتَحِرُّ بِنَا أَيْضاً وَ قَدْ هُزِمْنَا وَ بَقِيَ مَعَهُ عَلِيٌّ (عليه السلام) وَ سَمَّاكَ بُنُ حَرِشَةَ أَبُو
دُجَانَةَ رَحِمَهُ اللَّهُ

*6/4-18/2 មូហាំម៉ាដ្ឋ ប៊ិន យ៉ាស៊ុយ៉ា បានរាយការណ៍តមកពី អាស៊ុយ៉ាដ្ឋ ប៊ិន មូហាំម៉ាដ្ឋ ប៊ិន អ៊ីសា
តមកពី អាលី ប៊ិន អាល់-ហ្គាកាំ តមកពី អាល់-ហ្គ្លែសែន អាហ្វិ អាល់-អាឡាអ៊ី អាល់-ខហ្វហ្វាហ្វា ដែល
បានថា អាហ្វិ អាល់-ខុលឡោះហ្វិ មានវចនៈថា៖ "កាលអេហ៍ពលបាក់ទីពក្នុងសមរក្សមិហ្វិហ្វិដ្ឋូបានរត់
ចោលព្រះសាស្តា ព្រះអង្គ បានបែរមុខទៅរកពួកគេ ប្រាប់ពួកគេថា៖ "ខ្ញុំ មូហាំម៉ាដ្ឋ ! ខ្ញុំ មូហាំម៉ាដ្ឋ ! ខ្ញុំ
ជាព្រះសាសនៈទូត ! ខ្ញុំ នឹងមិនត្រូវសម្លាប់ទេ ខ្ញុំ នឹងមិនស្លាប់ទេ !" បុគ្គលនេះមួយនិងបុគ្គល
នេះ មួយ (អាហ្វិ បាការ និង អ៊ីម៉ារ) បានបែរមករកព្រះអង្គ ហើយថា៖ "គេ ចំអកដាក់យើងខណៈ
ដែលយើងចាញ់គេ ។" បុគ្គលដែលនៅជាមួយព្រះអង្គ គឺអាលី និង ស៊ីម៉ាក់ ប៊ិន ខ័រីស្តាស្ត អាហ្វិ
ខ្យុណាស្ត រួមអស់ឡោះហ្វិ អាណិតអាសូរលោក ។

فَدَعَاهُ النَّبِيُّ (صلى الله عليه وآله) فَقَالَ يَا أَبَا دُجَانَةَ انصرفت وَأَنْتَ فِي حِلٍّ مِنْ بَيْعَتِكَ فَأَمَّا عَلِيٌّ فَأَنَا هُوَ وَ هُوَ أَنَا فَتَحَوَّلَ وَ جَلَسَ
بَيْنَ يَدَيْ النَّبِيِّ (صلى الله عليه وآله) وَ بَكَى وَ قَالَ لَا وَ اللَّهُ وَ رَفَعَ رَأْسَهُ إِلَى السَّمَاءِ وَ قَالَ لَا وَ اللَّهُ لَا جَعَلْتُ نَفْسِي فِي حِلٍّ مِنْ
بَيْعَتِي إِنْ بَايَعْتُكَ فَإِلَى مَنْ انصرفت يَا رَسُولَ اللَّهِ إِلَى زَوْجَةٍ تَمُوتُ أَوْ وَلَدٍ يَمُوتُ أَوْ دَارٍ تَحْرَبُ وَ مَالٍ يَفْئُ وَ أَجَلٍ قَدْ افْتَرَبَ فَرَّقَ لَهُ النَّبِيُّ
(صلى الله عليه وآله) فَلَمْ يَزَلْ يُقَاتِلُ حَتَّى اتَّخَذَتْهُ الْجِرَاحَةُ وَ هُوَ فِي وَجْهِهِ وَ عَلِيٌّ (عليه السلام) فِي وَجْهِهِ

ព្រះសាស្តា បានហៅលោក ថា៖ "អាហ្វិ ខ្យុណាស្តអើយ ! លោកទៅចុះព្រោះលោករួចខ្លួនពីការ
សច្ចាស្មោះស្ម័គ្ររបស់លោកហើយ ។ ចំណែកអាលី ជាគេ គេ ជាខ្ញុំ ជាគេ គេ ជាខ្ញុំ ។" លោក
បានមកអង្គុយពីមុខព្រះសាស្តា យំហើយថា៖ "ទេ សូមស្បថនឹងអស់ឡោះហ្វិ !" លោក បាន
ងើយមុខទៅឯមេឃហើយថា៖ "ទេ សូមស្បថនឹងអស់ឡោះហ្វិ ! ទូលបង្គំ នឹងមិនដោះខ្លួនចេញពី
ការសច្ចាស្មោះស្ម័គ្រទេ ។ ទូលបង្គំ បានសច្ចាស្មោះស្ម័គ្រចំពោះព្រះអង្គ ហើយ នឹងឲ្យទូលបង្គំ
ទៅឯណា ទៅរកប្រពន្ធដែលនឹងស្លាប់នោះឬ ឬទៅរកកូនដែលនឹងស្លាប់នោះឬ ឬទៅរកផ្ទះសម្បែង
ដែលនឹងរលំបាក់បែក ទៅរកទ្រព្យដែលនឹងវិនាស ទៅរកកាលកំណត់ (គឺសេចក្តីស្លាប់) ដែលជិតមក
ដល់ហើយនោះឬ ?" ព្រះសាស្តា បានសរសើរលោក ។ លោក នៅតែប្រយុទ្ធទូទាល់តែខ្សោយ
ដោយសារត្រូវរបួស ។ លោក នៅម្ខាងព្រះសាស្តា ឯអាលី នៅម្ខាងទៀត ។

فَلَمَّا اسْقَطَ احْتَمَلَهُ عَلِيٌّ (عليه السلام) فَجَاءَ بِهِ إِلَى النَّبِيِّ (صلى الله عليه وآله) فَوَضَعَهُ عِنْدَهُ فَقَالَ يَا رَسُولَ اللَّهِ أَوْفَيْتُ بِبَيْعَتِي قَالَ
نَعَمْ وَ قَالَ لَهُ النَّبِيُّ (صلى الله عليه وآله) خَيْرًا وَ كَانَ النَّاسُ يُحْمَلُونَ عَلَى النَّبِيِّ (صلى الله عليه وآله) وَ الْيَمِينَةَ فَيَكْتَسِفُهُمْ عَلِيٌّ (عليه
السلام) فَإِذَا كَشَفَهُمْ أَقْبَلَتِ الْمَيْسِرَةُ إِلَى النَّبِيِّ (صلى الله عليه وآله) فَلَمْ يَزَلْ كَذَلِكَ حَتَّى تَقَطَّعَ سَيْفُهُ بِثَلَاثِ قِطْعٍ فَجَاءَ إِلَى النَّبِيِّ
(صلى الله عليه وآله) فَطَرَحَهُ بَيْنَ يَدَيْهِ وَ قَالَ هَذَا سَيْفِي قَدْ تَقَطَّعَ فَيَوْمئِذٍ أَعْطَاهُ النَّبِيُّ (صلى الله عليه وآله) ذَا الْفَقَارِ

ពេលលោក អាលី បានគ្រាលោក ទៅរកព្រះសាស្តា លោក បានទូលថា៖
"វិស្វលុលឡោះហ្វិ អើយ ! តើទូលបង្គំ ស្មោះត្រង់ចំពោះពាក្យសច្ចាស្ម័គ្រទេ ?" ព្រះអង្គ
មានព្រះវចនៈថា៖ "លោក ស្មោះត្រង់មែន ។" ព្រះសាស្តា បាននិយាយសរសើរលោក ។ ពួក
សត្រូវបានវាយប្រហារព្រះសាស្តា ពីខាងស្តាំ អាលី បានការពារព្រះអង្គ ។ ពេលអាលី
ការពារព្រះអង្គ ពួកសត្រូវវាយប្រហារព្រះសាស្តា ពីខាងឆ្វេង ឥតឈប់ឈរទាល់តែដាវព្រះអង្គ

គង្វាលសត្វនិងពួករកខសបានមក ។ ពួកគេក៏បានចូលទៅក្នុងម៉ាកកាស៊ូ ។ ពួកគេបានថា៖ "យើងបាន ឃើញទ័ពរបស់មូហាំម៉ាដ្ឋ صلی اللہ علیہ وآلہ وسلم ។" ទាំងអស់គ្នាបានចាកចេញ ។ អាថ្នី ស៊ុហ្វយ៉ានបានស្នាក់នៅឯ ម៉ាកកាស៊ូហើយបានដើរតាមដានជើងសេះពួកគេ ។ ពួកអ្នកស្រុកម៉ាកកាស៊ូបានជួបអាថ្នី ស៊ុហ្វយ៉ាន ស្តីបន្ទោសគាត់ ។

وَ رَحَلَ النَّبِيُّ (صلى الله عليه وآله) وَالرَّايَةَ مَعَ عَلِيٍّ (عليه السلام) وَ هُوَ بَيْنَ يَدَيْهِ فَلَمَّا أَنْ أَشْرَفَ بِالرَّايَةِ مِنَ الْعَمْبَةِ وَ رَأَهُ النَّاسُ نَادَى عَلِيٌّ (عليه السلام) أَيُّهَا النَّاسُ هَذَا مُحَمَّدٌ لَمْ يَمُتْ وَ لَمْ يُقْتَلْ فَقَالَ صَاحِبُ الْكَلَامِ الَّذِي قَالَ الْآنَ يَسْخُرُ بِنَا وَ قَدْ هُزِمْنَا هَذَا عَلِيٌّ وَ الرَّايَةَ بِيَدِهِ حَتَّى هَجَمَ عَلَيْهِمُ النَّبِيُّ (صلى الله عليه وآله) وَ نِسَاءُ الْأَنْصَارِ فِي أَفْنِيَّتِهِمْ عَلَى أَبْوَابِ دُورِهِمْ وَ حَرَجَ الرِّجَالُ إِلَيْهِ يَلُودُونَ بِهِ وَ يَثُوبُونَ إِلَيْهِ وَ التِّسَاءُ نِسَاءُ الْأَنْصَارِ قَدْ حَدَشْنَ الْوُجُوهَ وَ نَشَرْنَ الشُّعُورَ وَ حَزَنَ النَّوَاصِي وَ حَزَمْنَ الْجُبُوبَ وَ حَزَمْنَ الْبَطُونَ عَلَى النَّبِيِّ (صلى الله عليه وآله) فَلَمَّا رَأَيْنَهُ قَالَ هُنَّ حَيْرًا وَ أَمْرَهُنَّ أَنْ يَسْتَتِرْنَ وَ يَدْخُلْنَ مَنَازِلَهُنَّ وَ قَالَ إِنَّ اللَّهَ عَزَّ وَ جَلَّ وَعَدَنِي أَنْ يُظْهِرَ دِينَهُ عَلَى الْأَذْيَانِ كُلِّهَا وَ أَنْزَلَ اللَّهُ عَلَى مُحَمَّدٍ (صلى الله عليه وآله) ﴿وَ مَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِنْ قَبْلِهِ الرُّسُلُ أَ فَإِنْ مَاتَ أَوْ قُتِلَ انْقَلَبْتُمْ عَلَى أَعْقَابِكُمْ وَ مَنْ يَنْقَلِبْ عَلَى عَقْبَيْهِ فَلَنْ يَصُرَ اللَّهُ شَيْئًا﴾ الْآيَةَ. (الكافي - الجزء : ٨ : صفحة : ٣١٨ : حديث : ٥٠٢)

ព្រះសាស្តា صلوات الله عليه والسلام បានចេញដំណើរ អុលី صلوات الله عليه والسلام កាន់ទង់ នៅពីមុខព្រះសាស្តា صلوات الله عليه والسلام ។ ពេលអុលី صلوات الله عليه والسلام បាន មកដល់ ដោយកាន់ទង់នៅពីមុខគេ ហើយពួកគេបានមកដល់ អាល-អាថ្នីហ្គ មនុស្សបានឃើញព្រះ អង្គ صلوات الله عليه والسلام ។ អុលី صلوات الله عليه والسلام បានប្រកាសថា៖ "ប្រជារាស្ត្រអ៊ីយ! នេះគឺមូហាំម៉ាដ្ឋ صلی اللہ علیہ وآلہ وسلم ។ ព្រះអង្គ صلوات الله عليه والسلام មិនស្លាប់ ទេ មិនត្រូវគេសម្លាប់ទេ ។" បុគ្គលដែលបានថា "គេ صلوات الله عليه والسلام ចំអកដាក់យើងខណៈដែលយើងចាញ់គេ" បាន ថា៖ "នេះគឺអុលី صلوات الله عليه والسلام ទង់នៅក្នុងដៃគេ صلوات الله عليه والسلام ។" ព្រះសាស្តា صلوات الله عليه والسلام បានមករកពួកគេ ។ ពួកស្ត្រីអាស៊ីហ្គ នៅឯឆ្នាផ្ទះនិងនៅតាមទ្វារផ្ទះ ។ ពួកបុរសបានចេញមករកព្រះអង្គ صلوات الله عليه والسلام ត្រឡប់មកពីរត់គេចខ្លួនពេល បាក់ទ័ព ។ ពួកស្ត្រីអាស៊ីហ្គបានខ្លាចមុខខ្លួនឯង បោចសក់ខ្លួនឯង យកធ្នូដាក់លើថ្ងាសខ្លួនឯង ហែក ចំហៀងសំលៀកបំពាក់ខ្លួនឯង ចងពោះខ្លួនឯង (ព្រោះតែបារម្ភ) អំពីព្រះសាស្តា صلوات الله عليه والسلام ។ ពេលព្រះអង្គ صلوات الله عليه والسلام ឃើញពួកស្ត្រីទាំងនេះ ព្រះអង្គ صلوات الله عليه والسلام និយាយល្អដាក់ពួកនាង ប្រាប់ពួកនាងឲ្យបិទបាំងខ្លួន ឲ្យចូលផ្ទះវិញ រៀងៗខ្លួន ។ ព្រះអង្គ صلوات الله عليه والسلام មានព្រះវចនៈថា៖ "អល់ឡោះហ្គ صلوات الله عليه والسلام បានសន្យានឹងខ្ញុំ صلوات الله عليه والسلام ថាព្រះអង្គ صلوات الله عليه والسلام នឹងព្រះ សាសនាព្រះអង្គ صلوات الله عليه والسلام ឈ្នះសាសនាទាំងអស់ ។" អល់ឡោះហ្គ صلوات الله عليه والسلام បានបើកឲ្យមូហាំម៉ាដ្ឋ صلی اللہ علیہ وآلہ وسلم ដឹងថា៖ [៣:១៤៤] មូហាំម៉ាដ្ឋគ្រាន់តែជាសាស្តាម្នាក់ ។ មុនគេមានសាស្តាជាច្រើនបានចាកលោកនេះទៅ ហើយ ។ បើសិនជាគេស្លាប់ ឬត្រូវសម្លាប់ ពួកអ្នកនឹងត្រឡប់ក្រោយវិញមែនទេ? អ្នកណាមួយត្រឡប់ ក្រោយវិញ អ្នកនោះពុំអាចធ្វើឲ្យអល់ឡោះហ្គខូចខាតអ្វីឡើយ ។ អល់ឡោះហ្គតបស្នងបណ្តាអ្នកដឹង ព្រះគុណ ។" (502/318 : 8 الكافي)

* ٣/١٨-٤/٦ قَالَ أَحْسَنُ بْنُ عَلِيٍّ عَلَيْهِ السَّلَامُ: فَقُلْتُ لِأَبِي عَلِيٍّ بْنِ مُحَمَّدٍ عَلَيْهِ السَّلَامُ: فَهَلْ كَانَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ يُنَظِرُهُمْ إِذَا عَانَتْهُ وَ يُجَاهِدُهُمْ؟ قَالَ: بَلَى مَرَارًا كَثِيرَةً [...]

6/4-18/1 ហ្វាសាន់ ប៊ិន អុលី صلوات الله عليه والسلام (អ៊ីម៉ា អុស៊ីហ្គ صلوات الله عليه والسلام) មានវចនៈថា៖ "ខ្ញុំ صلوات الله عليه والسلام បានទូលព្រះបិតា អុលី صلوات الله عليه والسلام ប៊ិន មូហាំម៉ាដ្ឋ صلوات الله عليه والسلام ថា៖ "វិស្វលុលឡោះហ្គ صلوات الله عليه والسلام បានជជែករកខុសត្រូវជាមួយ ពួកគេទេកាលពួកគេព្រហ័យដាក់ព្រះអង្គ صلوات الله عليه والسلام ព្រះអង្គ صلوات الله عليه والسلام បានលើកអះណា៖អំណាចដាក់ពួកគេ?" ព្រះ អង្គ صلوات الله عليه والسلام មានវចនៈថា៖ "ព្រះអង្គ صلوات الله عليه والسلام បានជជែកជាមួយពួកគេច្រើនលើក ។

قَالَ: وَ ذَلِكَ أَنَّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ كَانَ قَاعِدًا ذَاتَ يَوْمٍ بِمَكَّةَ بِفَنَاءِ الْكَعْبَةِ إِذِ اجْتَمَعَ جَمَاعَةٌ مِنْ رُؤَسَاءِ قُرَيْشٍ مِنْهُمْ: الْوَلِيدُ

بُنِ الْمُغِيرَةَ الْمُخْزُومِيَّ، وَ أَبُو الْبَحْتَرِيِّ بَنُ هِشَامٍ وَ أَبُو جَهْلٍ بَنُ هِشَامٍ، وَ الْعَاصُ بَنُ وَائِلِ السَّهْمِيِّ، وَ عَبْدُ اللَّهِ بَنُ أَبِي أُمَيَّةَ الْمُخْزُومِيَّ، وَ كَانَ مَعَهُمْ جَمْعٌ مِمَّنْ يَلِيهِمْ كَثِيرٌ، وَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ فِي نَفَرٍ مِنْ أَصْحَابِهِ يَقْرَأُ عَلَيْهِمْ كِتَابَ اللَّهِ وَ يُؤَدِّي إِلَيْهِمْ عَنِ اللَّهِ أَمْرَهُ وَ نَهْيَهُ.

ព្រះអង្គ ^{صلوات الله عليه والسلا} មានវចនៈថា៖ "ថ្ងៃមួយវិស្វលុលឡោះហ្ន៎ ^{صلوات الله عليه وآله وسلم} អង្គុយក្នុងលានកាក្កុបាស្ត ឯម៉ាកកាស្ត កាលពួកមេដឹកនាំគូរវិយស្ត្របានប្រជុំដោយមាន អាល់-វាលីដូ ប៊ិន មូគីរ៉ា អាល់-ម៉ាក្កុស្ត្រីមី, អាហ្វិ អាល់-បាក្កុតារី ប៊ិន ហ្គីស្តាំ, អាហ្វិ យ៉ាហ្គាល់ ប៊ិន ហ្គីស្តាំ, អាល់-អុស្ត ប៊ិន វ៉ាអ៊ីល អាល់-សាស្ត្រីមី និង អុប្បុលឡោះហ្ន៎ ប៊ិន អាហ្វិ អ៊ូម៉ែយ៉ាស្ត អាល់-ម៉ាក្កុស្ត្រីមី ជាមួយមនុស្សមួយក្រុមធំដែលតាមពួកគេ ។ វិស្វលុលឡោះហ្ន៎ ^{صلوات الله عليه وآله وسلم} នៅជុំជាមួយសាវកព្រះអង្គ ^{صلوات الله عليه وآله وسلم} ច្រើននាក់ បានសូត្រគូរអានឲ្យពួកគេស្តាប់ ហើយបានពន្យល់ពួកគេអំពីព្រះបញ្ជានិងព្រះបម្រាមដែលមកពីអល់ឡោះហ្ន៎ ^{وحد} ។

فَقَالَ الْمُشْرِكُونَ بَعْضُهُمْ لِبَعْضٍ: لَقَدْ اسْتَفْجَلْنَا أَمْرَ مُحَمَّدٍ، وَ عَظُمَ حَطْبُهُ فَتَعَالَوْا نَبْدًا بِتَفْرِيعِهِ وَ تَبْكِيَّتِهِ وَ تَوْبِيحِهِ، وَ الْإِحْتِجَاجِ عَلَيْهِ، وَ إِنْطَالِ مَا جَاءَ بِهِ لِيَهُونَ حَطْبُهُ عَلَى أَصْحَابِهِ، وَ يَصْغُرَ قَدْرُهُ عِنْدَهُمْ، فَلَعَلَّهُ يَنْزِعُ عَمَّا هُوَ فِيهِ مِنْ عَيْبِهِ وَ بَاطِلِهِ وَ تَمَرُّدِهِ وَ طُعْبَانِهِ، فَإِنْ انْتَهَى وَ إِلَّا عَامَلْنَاهُ بِالسَّيْفِ الْبَاتِرِ. قَالَ أَبُو جَهْلٍ: فَمَنْ [ذَا] الَّذِي يَلِي كَلَامَهُ وَ مُجَادَلَتَهُ؟ قَالَ عَبْدُ اللَّهِ بَنُ أَبِي أُمَيَّةَ الْمُخْزُومِيَّ: أَنَا إِلَى ذَلِكَ، أَ فَمَا تَرْضَانِي لَهُ قِرْنًا حَسِيبًا، وَ مُجَادِلًا كَفِيًّا؟ قَالَ أَبُو جَهْلٍ: بَلَى

ពួកពហុទេពនិយមបាននិយាយគ្នាថា៖ "រឿងមូហាំម៉ាដ្ន ^{صلوات الله عليه وآله وسلم} កាន់តែធំឡើងៗ សម្តីគេ ^{صلوات الله عليه وآله وسلم} កាន់តែមានឥទ្ធិពលខ្លាំងឡើង ។ យើងទៅជួបគេ ^{صلوات الله عليه وآله وسلم} ដើម្បីស្តីបន្ទោសគេ ^{صلوات الله عليه وآله وسلم} ប្រឆាំងសម្តីគេ ^{صلوات الله عليه وآله وسلم} ឲ្យសាបឥទ្ធិពលដើម្បីបំបាក់មុខគេ ^{صلوات الله عليه وآله وسلم} នៅពីមុខមិត្តគេ ^{صلوات الله عليه وآله وسلم} ។ បើពួកគេឈប់ទង្វើអាក្រក់នេះ ទង្វើមិនត្រឹមត្រូវនេះ ទង្វើឈ្មានពាននិងការបេះបោរនេះ អ្វីៗនឹងចប់ត្រឹមនេះ ពុំនោះទេនឹងត្រូវចាត់ការពួកគេដោយដាវ ។" អាហ្វិ យ៉ាហ្គាល់ ^{صلوات الله عليه وآله وسلم} បានថា៖ "អ្នកណានឹងតាមនិយាយប្រកែកសម្តីគេ ^{صلوات الله عليه وآله وسلم} ?" អុប្បុលឡោះហ្ន៎ ប៊ិន អាហ្វិ អ៊ូម៉ែយ៉ាស្ត អាល់-ម៉ាក្កុស្ត្រីមី បានថា៖ "ខ្ញុំនឹងនិយាយប្រកែកសម្តីគេ ^{صلوات الله عليه وآله وسلم} ។ ខ្ញុំជាអ្នកមានវោហារ ជាអ្នកជជែកតទល់សក្តិសមមែនទេ ?" អាហ្វិ យ៉ាហ្គាល់ ^{صلوات الله عليه وآله وسلم} បានថា៖ "មែន ។"

فَأَتَوْهُ بِأَجْمَعِهِمْ، فَأَبْتَدَأَ عَبْدُ اللَّهِ بَنُ أَبِي أُمَيَّةَ الْمُخْزُومِيَّ فَقَالَ: يَا مُحَمَّدُ، لَقَدْ ادَّعَيْتَ دَعْوَى عَظِيمَةً، وَ قُلْتَ مَقَالًا هَائِلًا، رَعَيْتَ أَنَّكَ رَسُولُ اللَّهِ رَبِّ الْعَالَمِينَ، وَ مَا يَنْبَغِي لِرَبِّ الْعَالَمِينَ وَ خَالِقِ الْخَلْقِ أَجْمَعِينَ أَنْ يَكُونَ مِثْلَكَ رَسُولًا! بَشَرٌ مِثْلَنَا، تَأْكُلُ كَمَا نَأْكُلُ، وَ تَمْشِي فِي الْأَسْوَاقِ كَمَا تَمْشِي، فَهَذَا مَلِكُ الرُّومِ، وَ هَذَا مَلِكُ الْفَرَسِ لَا يَبْعَثَانِ رَسُولًا إِلَّا كَثِيرَ الْمَالِ، عَظِيمَ الْحَالِ، لَهُ فُصُورٌ وَ دُورٌ [وَ بَسَاتِينٌ] وَ فَسَاطِيطٌ وَ خِيَامٌ وَ عَبِيدٌ وَ حُدَّامٌ، وَ رَبُّ الْعَالَمِينَ فَوْقَ هَؤُلَاءِ كُلِّهِمْ أَجْمَعِينَ، فَهُمْ عِبِيدُهُ، وَ لَوْ كُنْتَ نَبِيًّا لَكَانَ مَعَكَ مَلَكٌ يُصَدِّقُكَ وَ نُشَاهِدُهُ، بَلْ لَوْ أَرَادَ اللَّهُ أَنْ يَبْعَثَ إِلَيْنَا نَبِيًّا لَكَانَ إِيمًا يَبْعَثُ إِلَيْنَا مَلَكًا، لَا بَشَرًا مِثْلَنَا، مَا أَنْتَ يَا مُحَمَّدُ إِلَّا مَسْخُورًا، وَ لَسْتَ بِنَبِيٍّ.

ពួកគេបានមកជុំគ្នា ។ អុប្បុលឡោះហ្ន៎ ប៊ិន អាហ្វិ អ៊ូម៉ែយ៉ាស្ត អាល់-ម៉ាក្កុស្ត្រីមី បានចាប់ផ្តើមថា៖ "មូហាំម៉ាដ្ន ^{صلوات الله عليه وآله وسلم} អើយ លោក ^{صلوات الله عليه وآله وسلم} បានប្រកាសយ៉ាងឧឡារិក លោក ^{صلوات الله عليه وآله وسلم} បានធ្វើឲ្យឆ្ងល់ខ្លាំង ។ លោក ^{صلوات الله عليه وآله وسلم} អះអាងថាខ្លួនលោក ^{صلوات الله عليه وآله وسلم} ជាសាស្ត្រារបស់ព្រះម្ចាស់ ^{وحد} ពិភពទាំងពួង ។ មិនមានផលប្រយោជន៍សម្រាប់ព្រះម្ចាស់ ^{وحد} ពិភពទាំងពួង ព្រះអ្នកបង្កើតសព្វសារពើទេ ដែលព្រះអង្គ ^{وحد} តែងតាំងមនុស្សដូចលោក ^{صلوات الله عليه وآله وسلم} ជាសាស្ត្រាព្រះអង្គ ^{وحد} នោះ ដែលជាមនុស្សដូចយើងដែរ ដែលបរិភោគដូចយើងបរិភោគដែរ ដែលដើរក្នុងផ្សារដូចយើងដើរដែរ ។ ស្តេចរួមនិងស្តេចហ្វារស៊ីមិនចាត់បញ្ជូនអគ្គរាជទូតទៅរកអ្នកណាទេ លើកលែងតែអ្នកនោះមានទ្រព្យសម្បត្តិមហាសាល មានឋានៈខ្ពស់ មានប្រាសាទ ផ្ទះសំបែងច្រើន មានចម្ការ

មានជំរំសំពត់ខ្លោប មានទាសៈនិងអ្នកបម្រើច្រើន ។ ព្រះម្ចាស់^ﷻពិភពទាំងពួងផ្តុំផ្តើមលើសពួកគេទាំងនោះ ហើយពួកគេជាបារមីសំពះអង្គ^ﷻ ។ បើលោក^ﷻជាសាស្ត្រាមែន លោកប្រាកដជាមានទេវតាមួយអង្គនៅជាមួយលោក^ﷻ ដែលទទួលស្គាល់លោក^ﷻហើយយើងនឹងបានឃើញទេវតានោះ ។ តែបើអស់ឡោះហ្ន៎^ﷻចង់ចាត់បញ្ជូនសាស្ត្រាមករកយើង ព្រះអង្គ^ﷻនឹងបញ្ជូនមករកយើងនូវស្តេចមួយអង្គមិនមែនមនុស្សដូចយើងទេ ។ មូហាំម៉ាដ្ឋ^ﷺអើយ លោក^ﷻមិនមែនអ្នកណាប្រាសពីអ្នកត្រូវអំពើទេ លោក^ﷻមិនមែនសាស្ត្រាទេ ។"

[...] ثُمَّ قَالَ: « لَنْ نُؤْمِنَ لَكَ » أَوْ تَأْتِي بِاللَّهِ وَالْمَلَائِكَةِ قَبِيلًا «، تَأْتِي بِهِ وَبِهِمْ وَ هُمْ لَنَا مُقَابِلُونَ [...] .

បន្ទាប់មកអ្នកខ្មុលឡោះហ្ន៎បានថា៖ "យើងនឹងមិនជឿលោក^ﷻជាចំខាត [១៧:៩២] ឬលោកនាំអស់ឡោះហ្ន៎និងពួកទេវតាជាក្រុមៗមកឲ្យយើងឃើញផ្ទាល់ភ្នែក មកជាមួយព្រះអង្គ^ﷻនិងពួកទេវតាទល់នឹងមុខយើង ។

ثُمَّ قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ: « وَأَمَّا قَوْلُكَ لِي: « وَ لَوْ كُنْتَ نَبِيًّا لَكَانَ مَعَكَ مَلَكٌ يُصَدِّقُكَ وَ نُشَاهِدُهُ، بَلْ لَوْ أَرَادَ اللَّهُ أَنْ يَبْعَثَ إِلَيْنَا نَبِيًّا لَكَانَ إِتْمًا يَبْعَثُ مَلَكًا لَا بَشَرًا مِثْلَنَا » فَالْمَلَكُ لَا تُشَاهِدُهُ حَوَاسِكُمْ، لِأَنَّهُ مِنْ جِنْسِ هَذَا الْهَوَاءِ، لَا عِيَانَ مِنْهُ، وَ لَوْ شَاهَدْتُمُوهُ بِأَنْ يُزَادَ فِي قُوَى أَبْصَارِكُمْ لَعَلْتُمْ: لَيْسَ هَذَا مَلَكًا، بَلْ هَذَا بَشَرٌ، لِأَنَّهُ إِتْمًا كَانَ يَظْهَرُ لَكُمْ بِصُورَةِ الْبَشَرِ الَّذِي قَدْ أَلْتُمُوهُ لِتَفْهَمُوا عَنْهُ مَقَالَهُ، وَ تَعْرِفُوا بِهِ خَطَابَهُ وَ مُرَادَهُ، فَكَيْفَ كُنْتُمْ تَعْلَمُونَ صِدْقَ الْمَلِكِ وَ أَنَّ مَا يَقُولُهُ حَقٌّ؟ بَلْ إِتْمًا بَعَثَ اللَّهُ بَشَرًا، وَ أَظْهَرَ عَلَى يَدِهِ الْمُعْجَزَاتِ الَّتِي لَيْسَتْ فِي طَبَائِعِ الْبَشَرِ الَّذِي قَدْ عَلِمْتُمْ ضَمَائِرَ قُلُوبِكُمْ، فَتَعْلَمُونَ بِعَجْرِكُمْ عَمَّا جَاءَ بِهِ أَنَّهُ مُعْجَزَةٌ وَ أَنَّ ذَلِكَ شَهَادَةٌ مِنَ اللَّهِ تَعَالَى بِالصِّدْقِ لَهُ، وَ لَوْ ظَهَرَ لَكُمْ مَلَكٌ وَ ظَهَرَ عَلَى يَدِهِ مَا يَعْجِزُ عَنْهُ الْبَشَرُ، لَمْ يَكُنْ فِي ذَلِكَ مَا يَدُلُّكُمْ أَنَّ ذَلِكَ لَيْسَ فِي طَبَائِعِ سَائِرِ أَجْنَاسِهِ مِنَ الْمَلَائِكَةِ حَتَّى يَصِيرَ ذَلِكَ مُعْجَزًا.

បន្ទាប់មករស្មីលុលឡោះហ្ន៎^ﷻមានព្រះវចនៈថា៖ "ចំណែកឯសម្តីលោកដែលថា៖ "តែបើអស់ឡោះហ្ន៎^ﷻចង់ចាត់បញ្ជូនសាស្ត្រាមករកយើង ព្រះអង្គ^ﷻនឹងបញ្ជូនមករកយើងនូវស្តេចមួយអង្គ មិនមែនមនុស្សដូចយើងទេ ។" ភ្នែកលោកមិនអាចមើលឃើញទេវតាទេ ពីព្រោះទេវតាដូចខ្យល់មិនអាចមើលឃើញដោយភ្នែកលោកទេ ។ បើលោកអាចមើលឃើញទេវតា ដោយកំណើនសមត្ថភាពចក្ខុវិញ្ញាណ លោកច្បាស់ជានឹងថា៖ "នេះមិនមែនទេវតាទេ តែជាមនុស្ស" ព្រោះទេវតានោះនឹងបង្ហាញខ្លួនចំពោះលោកដោយមានរូបរាងជាមនុស្ស ដែលលោកយល់សម្តី យល់ន័យសម្តីមនុស្សនោះ ។ ដូច្នោះ តើលោកនឹងជឿថាទេវតាមានសច្ចភាពទេ តើអ្វីដែលទេវតានិយាយនោះជាការពិតទេ ? តែអស់ឡោះហ្ន៎^ﷻចាត់បញ្ជូនមនុស្សមក បង្ហាញឲ្យឃើញដោយដៃមនុស្សនោះនូវអព្វុតហេតុអស្ចារ្យដែលមិនមែនជាការធម្មតាសម្រាប់មនុស្សទេ - គឺបុគ្គលដែលមើលឃើញចិត្តលោក ។ អស់លោកនឹងដឹង ទាំងស្រងាកចិត្តថាការពិតនេះជាអព្វុតហេតុអស្ចារ្យ ថានេះជាការឆ្លើយបញ្ជាក់មកពីអស់ឡោះហ្ន៎^ﷻថាព្រះអង្គ^ﷻទទួលស្គាល់បុគ្គលនោះ^ﷻមែន ។ បើព្រះអង្គ^ﷻធ្វើឲ្យទេវតាបង្ហាញខ្លួនចំពោះអស់លោក បង្ហាញឲ្យឃើញអព្វុតហេតុដោយដៃគេ ដែលនឹងធ្វើឲ្យមនុស្សស្រងាកចិត្តនោះ វានឹងមិនយុត្តិធម៌សម្រាប់អស់លោកទេ ព្រោះអស់លោកមិនដឹងទេថាតើពួកទេវតាឯទៀតអាចធ្វើអ្វីទាំងនេះបានដែរឬទេ ដែលធ្វើឲ្យអស់លោកអាចចាត់ទុកបានថាវាជាអព្វុតហេតុអស្ចារ្យមែននោះ ។

أ لَا تَرُونَ أَنَّ الطُّيُورَ الَّتِي تَطِيرُ لَيْسَ ذَلِكَ مِنْهَا مُعْجِزٌ، لِأَنَّ لَهَا أَجْنَاسًا يَفْعُ مِنْهَا مِثْلُ طَيْرِهَا، وَ لَوْ أَنَّ آدَمِيًّا طَارَ كَطَيْرِهَا كَانَ ذَلِكَ مُعْجِزًا، فَاللَّهُ عَزَّ وَ جَلَّ سَهَّلَ عَلَيْكُمُ الْأَمْرَ، وَ جَعَلَهُ حَيْثُ تَقُومُونَ عَلَيْكُمْ حُجَّتُهُ، وَ أَنْتُمْ تَفْتَرِحُونَ عَمَلِ الصَّعْبِ الَّذِي لَا حُجَّةَ فِيهِ.

(التفسير المنسوب إلى الإمام العسكري (عليه السلام) - الجزء: ١ صَفْحَة : ٥٠٠ حَدِيث : ٣٢٤ ، البرهان في تفسير القرآن - الجزء ٣ : صَفْحَة : ٥٨٥ حديث ٩٩ / ٦٥٦٠)**

អស់លោកមិនឃើញសត្វស្លាប់ហើរទេ ? នេះមិនមែនអព្វគហេតុអស្ចារ្យសម្រាប់ពួកវាទេ ព្រោះធ្វើបែបនេះជាធម្មជាតិរបស់ពួកវា ។ តែបើមនុស្សហោះវិញ វាជាអព្វគហេតុអស្ចារ្យសម្រាប់មនុស្ស ។ ដូច្នោះអស់ឡោះហ្ន៎^{عجل}បានធ្វើឲ្យព្រះបញ្ញាព្រះអង្គ^{عجل}ងាយស្រួលសម្រាប់អស់លោក ហើយចាត់បញ្ជូនអ្វីទាំងនេះមកឲ្យអស់លោកដើម្បីជាភស្តុតាង រីឯលោកបានស្នើសូមឲ្យធ្វើប្រកាសលំបាកមួយដែលមិនផ្តល់នូវភស្តុតាង ដែលមានប្រយោជន៍សម្រាប់លោកទេ ។

(17:90-95, 25:7-10) (التفسير المنسوب إلى الإمام العسكري (عليه السلام) : 1 / 500 / 324)

٤/١٨-٤/٦ مُحَمَّدُ بْنُ يَحْيَى عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ عَيْسَى عَنْ مُحَمَّدِ بْنِ خَالِدٍ وَ الْحُسَيْنِ بْنِ سَعِيدٍ جَمِيعاً عَنِ النَّضْرِ بْنِ سُوَيْدٍ عَنْ يَحْيَى الْحَلْبِيِّ عَنْ عَبْدِ اللَّهِ بْنِ مُسْكَانَ عَنْ زَيْدِ بْنِ أَلْوَيْدٍ الْحَنْطَمِيِّ عَنْ أَبِي الرَّبِيعِ الشَّامِيِّ قَالَ 6/4-18/4 មូហាំម៉ាដ្ឋ ប៊ិន យ៉ាស៊ុយ៉ា បានតំណាលតមកពី អាស៊ុយ៉ាដ្ឋ ប៊ិន មូហាំម៉ាដ្ឋ ប៊ិន អ៊ីសា តមកពី មូហាំម៉ាដ្ឋ ប៊ិន ខ្នុលីដ្ឋ និង អាល-ហ្វាស្ត ប៊ិន សាអ៊ីដ្ឋ តមកពី អាល-ណាដ្ឋ ប៊ិន ស៊ីអ៊ីដ្ឋ តមកពី យ៉ាស៊ុយ៉ា ប៊ិន អាល-ហ្វាល់ប៊ី តមកពី អាប់ខុលឡោះហ្ន៎ ប៊ិន មុសកាន់ តមកពីស្តែដ្ឋ ប៊ិន អាល-វ៉ាលីដ្ឋ អាល-ខុស្ត្រាមី តមកពី អាច្វី អាល-រីប៊ីអ៊ី អាល-ស្វាមី ដែលបានថា

قَالَ وَ سَأَلْتُهُ عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ ﴿فَلْ سِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلُ﴾ فَقَالَ عَنِّي بِذَلِكَ أَيِ انظُرُوا فِي الْقُرْآنِ فَاعْلَمُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِكُمْ وَ مَا أَخْبَرْتُكُمْ عَنْهُ. (الكافي , الجزء ٨ , الصفحة ٢٤٨)

លោក (គឺអ្នកអធិប្បាយ) បានថា៖ "ខ្ញុំបានសួរព្រះអង្គ^{صلوات الله عليه والسلام}អំពីព្រះបន្ទូលអស់ឡោះហ្ន៎^{عجل} [៣០:៤២] ចូរអ្នកថា៖ "ចូរអស់លោកចរគ្រាច់លើផែនដី ហើយពិនិត្យមើលចុះថាអវសានរបស់ជនមុននោះយ៉ាងណាខ្លះ ។" ព្រះអង្គ^{صلوات الله عليه والسلام}មានវចនៈថា៖ "មានន័យន័យថាចូរមើលក្នុងគួរអាន ពួកអ្នកនឹងដឹងថាអវសានរបស់ជនមុនៗពួកអ្នកនោះយ៉ាងណាខ្លះ វានឹងឲ្យពួកអ្នកបានដឹងអ្វីខ្លះអំពីរឿងនេះ ។"

(الكافي : 8 / 248 / 349) 30:42; 35:38-45

٥/١٨-٤/٦* العِيَّاشِيُّ: عَنْ عَبْدِ اللَّهِ بْنِ أَبِي يَعْفُورٍ، قَالَ: قَالَ أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): «لَبِسُوا عَلَيْهِمْ، لَبَسَ اللَّهُ عَلَيْهِمْ. فَإِنَّ اللَّهَ يَقُولُ ﴿وَ لَلْبَسْنَا عَلَيْهِمْ مَا يَلْبِسُونَ﴾». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٤٠٤ الحديث : ٩٩ / ٣٤١٩ ، تفسير العِيَّاشِيِّ - الجزء : ١ : صفحة : ٣٥٥ الحديث : ١٠)**

*6/4-18/5 អាល-អៃយ៉ាស៊ី បានរាយការណ៍តមកពី អាប់ខុលឡោះហ្ន៎ ប៊ិន អាច្វី យ៉ាក្នុងហ្វូរដែលបានថា អាច្វី អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلام}មានវចនៈថា៖ "ពួកគេបានធ្វើឲ្យមានការច្របូកច្របល់លើខ្លួនឯងហើយ ។ អស់ឡោះហ្ន៎^{عجل}បានធ្វើឲ្យពួកគេច្របូកច្របល់ ព្រោះព្រះអង្គ^{عجل}មានព្រះរាជបន្ទូលថា៖ [៦:៩] យើងច្បាស់ជានឹងធ្វើឲ្យ ពួកគេនៅក្នុងការច្របូកច្របល់ដែលពួកគេកំពុងតែធ្វើនេះស្រាប់ហើយ ។"

(تفسير العِيَّاشِيِّ : 1 / 355 / 10)

٦/١٨-٤/٦* قَالَ: وَ سَمِعْتُهُ يَقُولُ: «كَذَّبُوا بِآيَاتِنَا كُلِّهَا، فِي بَطْنِ الْقُرْآنِ، أَنْ كَذَّبُوا بِالْأَوْصِيَاءِ كُلِّهِمْ». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٤١٨ الحديث : ٩٩ / ٣٧٨٧ ، تفسير القمِّي - الجزء : ١ : صفحة : ١٩٩)**

*6/4-18/6 លោក[អ្នកអធិប្បាយ]មានប្រសាសន៍ថាខ្ញុំបានឮព្រះអង្គ^{صلوات الله عليه والسلام} (គឺអ៊ីម៉ា យ៉ាក្រូហ្គារ^{صلوات الله عليه والسلام}) មាន វចនៈថា៖ "ពួកគេបដិសេធព្រះសញ្ញាយើង^{عليه}ទាំងអស់នៅក្នុងជម្រៅគូរអាន (គឺនៅក្នុងអត្ថន័យកំបាំង របស់គូរអាន) ។ ពួកគេបដិសេធព្រះឧត្តរាធិការទាំងអស់^{عليهم} (គឺអ្នកស្នងវិស្វលុលឡោះហ្វ៊ូ^{عليه وآله}) ។"

(40:2-5(تفسير القمي :1 199)

قُلْ أَيُّ شَيْءٍ أَكْبَرُ شَهَادَةً قُلِ اللَّهُ شَهِيدٌ بَيْنِي وَبَيْنَكُمْ وَأُوحِيَ إِلَيَّ هَذَا الْقُرْآنُ لِأُنذِرَكُمْ بِهِ وَمَنْ بَلَغَ أَيْتَكُمْ لَتَنَسَهُدُونَ أَنَّ اللَّهَ عَالِمُ السُّرُوءِ قُلْ لَا أَشْهَدُ قُلْ إِنَّمَا هُوَ إِلَهُهُ وَاحِدٌ وَإِنِّي بَرِيءٌ مِمَّا تُشْرِكُونَ ﴿١٩﴾
១៩. ចូរអ្នក[ប្រាប់សហគមន៍ទាំងអស់និងមនុស្សទាំងអស់]ថា៖ "អ្វីទៅដែលជាកសិណសាក្សីធំ បំផុត ?" ចូរអ្នក[ប្រាប់ពួកគេ]ថា៖ "អល់ឡោះហ្វ៊ូជាសាក្សីរវាងខ្ញុំនិងអស់លោក ។ គេបានបើកឲ្យខ្ញុំដឹង គូរអាននេះ ដើម្បីនឹងឲ្យខ្ញុំយកគូរអាននេះមកដាស់តឿនអស់លោកនិងបុគ្គលដែលគូរអាននេះទៅដល់ (គឺដើម្បីនឹងឲ្យខ្ញុំហៅអស់លោកមករកអល់ឡោះហ្វ៊ូ) ។ [ចូរអ្នកប្រាប់ពួកគេពេញចិត្តបដិមា... ថា] តើ អស់លោកសច្ចាតិប្រាកដថាមានបណ្តាព្រះផ្សេងជាមួយអល់ឡោះហ្វ៊ូទេ ?" ចូរអ្នក[ប្រាប់ពួកគេ]ថា៖ "ខ្ញុំមិនសច្ចា[ដូចនោះ]ទេ ។" ចូរអ្នកថា៖ "ព្រះអង្គជាព្រះតែមួយទេ ។ ខ្ញុំ សូមបដិសេធចោលអ្វីដែលអស់ លោកយកមកផ្គុំ[ហ៊ុនហាយជាដៃគូជាមួយព្រះអង្គ] ។"

អធិប្បាយអាយ៉ាស្ក ១៩

١/١٩/٦ علي بن إبراهيم: قَالَ: فِي رِوَايَةِ أَبِي الْجَارُودِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) فِي قَوْلِهِ: ﴿قُلْ أَيُّ شَيْءٍ أَكْبَرُ شَهَادَةً قُلِ اللَّهُ شَهِيدٌ بَيْنِي وَبَيْنَكُمْ﴾: «وَذَلِكَ أَنَّ مُشْرِكِي أَهْلِ مَكَّةَ قَالُوا: يَا مُحَمَّدُ، مَا وَجَدَ اللَّهُ رَسُولًا يُرْسَلُهُ غَيْرِكَ! مَا نَرَى أَحَدًا يُصَدِّقُكَ بِالَّذِي تَقُولُ. وَ ذَلِكَ فِي أَوَّلِ مَا دَعَاكُمْ، وَ هُوَ يَوْمَئِذٍ بِمَكَّةَ قَالُوا: وَ لَقَدْ سَأَلْنَا عَنْكَ الْيَهُودَ وَ النَّصَارَى، فَرَعَمُوا أَنَّهُ لَيْسَ لَكَ ذِكْرٌ عِنْدَهُمْ، فَأَتَيْنَا بِمَنْ يَشْهَدُ أَنَّكَ رَسُولُ اللَّهِ. قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): ﴿اللَّهُ شَهِيدٌ بَيْنِي وَ بَيْنَكُمْ﴾. (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٤٠٤ الحديث : ٩٩/٣٤٢٢ ، تفسير القمي - الجزء ١ : صفحة : ١٩٥)**

6/19/1 [...] អាហ្វិ យ៉ាក្រូហ្គារ^{صلوات الله عليه والسلام}មានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្វ៊ូ [៦:១៩] ចូរអ្នកថា៖ "អ្វីទៅ ដែលជាកសិណសាក្សីធំបំផុត ?" ចូរអ្នកថា៖ "អល់ឡោះហ្វ៊ូជាសាក្សីរវាងខ្ញុំនិងអស់លោក ថា៖ "នេះគឺ [អ្វីដែលត្រូវដាក់ចុះមក]កាលពួកអ្នកស្រុកម៉ាកកាស្តូពហុទេពនិយមបានថា៖ "មូហ្វាម៉ាដូ^{عليه وآله}អីយ ! អល់ឡោះហ្វ៊ូ^{عليه وآله}មិនយកអ្នកណាផ្សេងពីលោក^{عليه وآله}ជាវិស្វលុលទេ ? យើងមិនឃើញមានអ្នកណាម្នាក់ អះអាងបញ្ជាក់អ្វីដែលលោក^{عليه وآله}ថានោះទេ ។" នោះគឺកាលព្រះអង្គ^{عليه وآله}ប្រកាសហៅពួកគេគ្រាដំបូង[មក ចូលសាសនាអ៊ីស្លាម] កាលនោះព្រះអង្គ^{عليه وآله}នៅឯម៉ាកកាស្តូ ។ ពួកគេបានថា៖ "យើងបានសួរពួក យ៉ាហ្វ៊ូខ្លីនិងពួកត្រិស្តអំពីលោក^{عليه وآله} ។ ពួកគេបានអះអាងថាមិនដែលឮគេនិយាយអំពីលោក^{عليه وآله}ទេ[នៅ ក្នុងព្រះគម្ពីរ] ។ ដូច្នេះចូរលោក^{عليه وآله}នាំអ្នកណាម្នាក់មកធ្វើសាក្សីថាលោក^{عليه وآله}ជាវិស្វលុលឡោះហ្វ៊ូ^{عليه وآله} មែននោះ ?" វិស្វលុលឡោះហ្វ៊ូ^{عليه وآله}មានព្រះវចនៈថា៖ "[៦:១៩] អល់ឡោះហ្វ៊ូជាសាក្សីរវាងខ្ញុំនិងអស់ លោក ។"(195 :1(تفسير القمي

٢/١٩/٦ ابن بابويه: قَالَ: حَدَّثَنَا جَعْفَرُ بْنُ مُحَمَّدٍ بْنُ مَسْرُورٍ (رَضِيَ اللَّهُ عَنْهُ)، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ جَعْفَرِ بْنِ بُطَّةَ، قَالَ: حَدَّثَنَا عَدَّةٌ مِنْ أَصْحَابِنَا، عَنْ مُحَمَّدِ بْنِ عَيْسَى بْنِ عُبَيْدٍ، قَالَ: قَالَ لِي أَبُو الْحَسَنِ (عَلَيْهِ السَّلَامُ): «مَا تَقُولُ إِذَا قِيلَ لَكَ: أَخْبِرْنِي عَنِ اللَّهِ عَزَّ وَ

جَلٍّ، أَسْيَءٌ هُوَ أَمْ لَا شَيْءٌ؟».

6/19/2 [...] មូហាំម៉ាដ្ឋ ប៊ិន អ៊ីសា ប៊ិន អ៊ូបៃដ្ឋ បានតំណាលថា អាហ្វិ អាល់-ហ្គាសាស៊ី ^{صلوات الله عليه والسلم} បានប្រាប់ ខ្ញុំថា៖ "តើលោកនឹងថាអ្វីបើគេសួរលោកថា៖ "សូមលោកប្រាប់ខ្ញុំអំពីអល់ឡោះហ្វ្លា ^{وَجَلٍّ} តើព្រះអង្គ ^{وَجَلٍّ} ជាអ្វី មួយឬមិនមែនអ្វីសោះ?"

قَالَ: قُلْتُ: قَدْ أَتَيْتَ اللَّهَ عَزَّ وَ جَلَّ نَفْسَهُ شَيْئًا، حَيْثُ يَقُولُ ﴿قُلْ أَيُّ شَيْءٍ أَكْبَرُ شَهَادَةً قُلِ اللَّهُ شَهِيدٌ بَيْنِي وَ بَيْنَكُمْ﴾ وَ أَقُولُ: إِنَّهُ شَيْءٌ لَا كَالْأَشْيَاءِ، إِذْ فِي نَفْيِ الشَّيْئَةِ عَنْهُ نَفْيُهُ وَ إِبْطَالُهُ. قَالَ لِي: «صَدَقْتَ، وَ أَحْسَنْتَ».

ខ្ញុំបានទូលថា៖ "អល់ឡោះហ្វ្លា ^{وَجَلٍّ} បានហៅព្រះអង្គឯងថា "អ្វី" ត្រង់ព្រះអង្គ ^{وَجَلٍّ} មានព្រះបន្ទូលថា៖ [៦:១៩] ចូរអ្នកថា៖ "អ្វីទៅដែលជាកសិណសាក្សីធំបំផុត?" ចូរអ្នកថា៖ "អល់ឡោះហ្វ្លាសាក្សីរវាងខ្ញុំ និងអស់លោក ។ ទូលបង្គំថា៖ "ព្រះអង្គ ^{وَجَلٍّ} មិនមែនអ្វីមួយដែលដូចអ្វីៗ[ផ្សេងៗ]នោះទេ ពីព្រោះបដិសេធអត្តិភាពរបស់ព្រះអង្គ ^{وَجَلٍّ} (គឺថាមិនមានព្រះអង្គ ^{وَجَلٍّ}) បានសេចក្តីថាបដិសេធព្រះអង្គ ^{وَجَلٍّ} ថាព្រះអង្គ ^{وَجَلٍّ} មោឃៈ ។" ព្រះអង្គ ^{صلوات الله عليه والسلم} បានប្រាប់ខ្ញុំថា៖ "លោកនិយាយពិតនិងត្រឹមត្រូវ ។"

ثُمَّ قَالَ الرِّضَا (عَلَيْهِ السَّلَامُ): «لِلنَّاسِ فِي التَّوْحِيدِ ثَلَاثَةٌ مَذَاهِبٌ: نَفْيٌ، وَ تَشْبِيهُ، وَ إِبْتَاتٌ بِغَيْرِ تَشْبِيهِ، فَمَذْهَبُ النَّفْيِ لَا يَجُوزُ، وَ مَذْهَبُ التَّشْبِيهِ لَا يَجُوزُ، لِأَنَّ اللَّهَ تَبَارَكَ وَ تَعَالَى لَا يُشْبِهُهُ شَيْءٌ، وَ السَّبِيلُ فِي الطَّرِيقَةِ التَّالِيَةِ إِبْتَاتٌ بِلَا تَشْبِيهِ» (البرهان في تفسير القرآن - الجزء ٢ : صفحة : ٤٠٤ الحديث : ٩٩ / ٣٤٢٣ ، التوحيد - الجزء ١ : صفحة : ١٠٧ الحديث : ٨)**

បន្ទាប់មកអាល់-រីដ្ឋ ^{صلوات الله عليه والسلم} មានវចនៈថា៖ "នៅក្នុងគោលហ្វ្លាដូមនុស្សមានជំនឿនៅលើទ្រឹស្តីបីគឺ៖ ការបដិសេធការប្រដូច, និងការអះអាងដោយមិនប្រដូច ។ ជំនឿនៅលើទ្រឹស្តីបដិសេធគេមិនទទួលយកទេ ។ ជំនឿនៅលើទ្រឹស្តីប្រដូច គេមិនទទួលយកទេ ព្រោះមិនមានអ្វីដូចអល់ឡោះហ្វ្លា ^{وَجَلٍّ} ទេ ។ ជំនឿត្រឹមត្រូវគឺប្រការទីបី គឺអះអាងដោយមិនប្រដូច ។" (8 / 107 (التوحيد))

٣/١٩/٦ مُحَمَّدُ بْنُ يَعْقُوبَ: عَنِ الْحُسَيْنِ بْنِ مُحَمَّدٍ، عَنِ مُعَلَّى بْنِ مُحَمَّدٍ، عَنِ الْوَشَاءِ، عَنِ أَحْمَدَ بْنِ عَائِذٍ، عَنِ ابْنِ أُذَيْنَةَ، عَنِ مَالِكِ الْجُهَنِيِّ، قَالَ: قُلْتُ لِأَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): قَوْلُ اللَّهِ عَزَّ وَ جَلَّ: ﴿وَ أَوْحِيَ إِلَيَّ هَذَا الْقُرْآنَ لِأُنذِرْكُمْ بِهِ وَ مَنْ بَلَغَ﴾، قَالَ: «مَنْ بَلَغَ أَنْ يَكُونَ إِمَامًا مِنْ آلِ مُحَمَّدٍ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) فَهُوَ يُنذِرُ بِالْقُرْآنِ كَمَا أَنْذَرَ بِهِ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ)» [...] (البرهان في تفسير القرآن - الجزء ٢ : صفحة : ٤٠٥ الحديث : ٩٩ / ٣٤٢٥ ، الكافي - الجزء ١ : صفحة : ٣٤٤ الحديث : ٢١)**

6/19/3 [...] ម៉ាលិក អាល់-យូហ្គាណ្លី បានថាខ្ញុំបានសួរ អាហ្វិ អាប់ខុលឡោះហ្វ្លា ^{صلوات الله عليه والسلم} ថា៖ "តើព្រះបន្ទូលអល់ឡោះហ្វ្លា ^{وَجَلٍّ} [៦:១៩] គេបានលើកឲ្យខ្ញុំដឹងគួរអាននេះ ដើម្បីនឹងឲ្យខ្ញុំយកគួរអាននេះមកដាស់តឿនអស់លោកនិងបុគ្គលដែលគួរអាននេះទៅដល់ [មានន័យថាអ្វី]?" ព្រះអង្គ ^{صلوات الله عليه والسلم} មានវចនៈថា៖ "បុគ្គលដែលគួរអាននេះទៅដល់នោះ គឺបុគ្គល ^{صلوات الله عليه والسلم} ដែលជាអ្វីម៉ា ^{صلوات الله عليه والسلم} ក្នុងបណ្តាព្រះរាជបុត្ររាជនគ្រា ^{عليهم السلام} របស់មូហាំម៉ាដ្ឋ ^{صلوات الله عليه وآله وسلم} ។ ដូច្នេះបុគ្គលនោះ ^{صلوات الله عليه والسلم} នឹងដាស់តឿនដោយគួរអាន ដូចរស្មីលុលឡោះហ្វ្លា ^{صلوات الله عليه وآله وسلم} បានដាស់តឿនដោយគួរអានដែរ ។" (الكافي 1: 21 / 344)

٤/١٩/٦ الْعَبَّاشِيُّ: عَنِ زُرَّارَةَ وَ حُمْرَانَ، عَنِ أَبِي جَعْفَرٍ وَ أَبِي عَبْدِ اللَّهِ (عَلَيْهِمَا السَّلَامُ)، فِي قَوْلِهِ: ﴿وَ أَوْحِيَ إِلَيَّ هَذَا الْقُرْآنَ لِأُنذِرْكُمْ بِهِ وَ مَنْ بَلَغَ﴾: «يَعْنِي الْأَيْمَةَ مِنْ بَعْدِهِ، وَ هُمْ يُنذِرُونَ بِهِ النَّاسَ» (البرهان في تفسير القرآن - الجزء ٢ : صفحة : ٤٠٦ الحديث :

*** (12/356 :1) 99/3426 ، تفسير العياشي - الجزء ١ : صفحة : ٣٥٦ الحديث (١٢ : ١٢) ***

6/19/4 [...] អាប៊ូ យ៉ាក្កុហ្គារ^{صلوات الله عليه والسلم} និង អាប៊ូ អុប្បុលឡោះហ្គា^{صلوات الله عليه والسلم} មានវចនៈអំពីព្រះបន្ទូល អល់ឡោះហ្គា^{وحد} [៦:១៩] គេបានបើកឲ្យខ្ញុំដឹងគួរអាននេះ ដើម្បីនឹងឲ្យខ្ញុំយកគួរអាននេះមកដាស់តឿន អស់លោកនិងបុគ្គលដែលគួរអាននេះទៅដល់ ថា៖ "មានន័យថាអ៊ីម៉ា^{صلوات الله عليه وآله وسلم} បន្ទាប់ពីព្រះអង្គ ។ អ៊ីម៉ា ទាំងនោះ^{عليه السلام} ដាស់តឿនមនុស្សដោយគួរអាន ។" (12/356 :1) (تفسير العياشي)

6/19/4 [...] អាប៊ូ យ៉ាក្កុហ្គារ^{صلوات الله عليه والسلم} និង អាប៊ូ អុប្បុលឡោះហ្គា^{صلوات الله عليه والسلم} មានវចនៈអំពីព្រះបន្ទូល អល់ឡោះហ្គា^{وحد} [៦:១៩] គេបានបើកឲ្យខ្ញុំដឹងគួរអាននេះ ដើម្បីនឹងឲ្យខ្ញុំយកគួរអាននេះមកដាស់តឿន អស់លោកនិងបុគ្គលដែលគួរអាននេះទៅដល់ ថា៖ "មានន័យថាអ៊ីម៉ា^{صلوات الله عليه وآله وسلم} បន្ទាប់ពីព្រះអង្គ ។ អ៊ីម៉ា ទាំងនោះ^{عليه السلام} ដាស់តឿនមនុស្សដោយគួរអាន ។" (12/356 :1) (تفسير العياشي)

6/19/5 [...] អាប៊ូ យ៉ាក្កុហ្គារ^{صلوات الله عليه والسلم} មានវចនៈអំពីព្រះបន្ទូល អល់ឡោះហ្គា^{وحد} [៦:១៩] ដើម្បីនឹងឲ្យខ្ញុំយក គួរអាននេះមកដាស់តឿនអស់លោកនិងបុគ្គលដែលគួរអាននេះទៅដល់ ថា៖ "អាលី^{صلوات الله عليه والسلم} ជាម្នាក់ក្នុង បណ្តាបុគ្គលដែលគួរអាននេះទៅដល់ ។" (14/356 :1) (تفسير العياشي)

6/19/6 [...] រាយការណ៍មកពី អាប៊ូ ហ្គាស្យាស្យុ ដែលបានរាយការណ៍ថាខ្ញុំបានឮ អាប៊ូ យ៉ាក្កុហ្គារ មានវចនៈថា៖ "ពុំមានអ្វីធំជាងការប្តេជ្ញាធ្វើកសិណសាក្សីទេថា "ពុំមានព្រះទេក្រៅពីអល់ឡោះហ្គា ពីព្រោះពុំមានអ្វីប្រៀបធៀបស្មើនឹងអល់ឡោះហ្គាទេ ពុំមានអ្នកណាមួយចូលរួមដៃគូជាមួយព្រះ អង្គទេក្នុងកិច្ចការនីមួយៗ ។" (15/30 :1) (المحاسن)

6/19/7 [...] រាយការណ៍មកពី យ៉ាស្យុយ៉ា ប៊ីន អ៊ីម៉ា តមកពីឪពុកលោកដែលបានថាគេបានសួរ អាប៊ូ អុប្បុលឡោះហ្គា^{صلوات الله عليه والسلم} អំពីព្រះបន្ទូល អល់ឡោះហ្គា^{وحد} [៦:១៩] ចូរអ្នកថា៖ "អ្វីទៅដែលជាកសិណសាក្សី ធំបំផុត ?" ចូរអ្នកថា៖ "អល់ឡោះហ្គាជាសាក្សីរវាងខ្ញុំនិងអស់លោក ។ គេបានបើកឲ្យខ្ញុំដឹងគួរអាននេះ ដើម្បីនឹងឲ្យខ្ញុំយកគួរអាននេះមកដាស់តឿនអស់លោកនិងបុគ្គលដែលគួរអាននេះទៅដល់ ។ ព្រះអង្គ មានវចនៈថា៖ "ជាភាសាទាំងអស់ ។" (226 :1) (بصائر الدراجات)

6/19/7 [...] រាយការណ៍មកពី យ៉ាស្យុយ៉ា ប៊ីន អ៊ីម៉ា តមកពីឪពុកលោកដែលបានថាគេបានសួរ អាប៊ូ អុប្បុលឡោះហ្គា^{صلوات الله عليه والسلم} អំពីព្រះបន្ទូល អល់ឡោះហ្គា^{وحد} [៦:១៩] ចូរអ្នកថា៖ "អ្វីទៅដែលជាកសិណសាក្សី ធំបំផុត ?" ចូរអ្នកថា៖ "អល់ឡោះហ្គាជាសាក្សីរវាងខ្ញុំនិងអស់លោក ។ គេបានបើកឲ្យខ្ញុំដឹងគួរអាននេះ ដើម្បីនឹងឲ្យខ្ញុំយកគួរអាននេះមកដាស់តឿនអស់លោកនិងបុគ្គលដែលគួរអាននេះទៅដល់ ។ ព្រះអង្គ មានវចនៈថា៖ "ជាភាសាទាំងអស់ ។" (226 :1) (بصائر الدراجات)

الَّذِينَ آتَيْنَهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ آبَاءَهُمْ الَّذِينَ خَسِرُوا أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ ﴿٢٠﴾

២០. បណ្តាអ្នកដែលយើងបានប្រទានព្រះគម្ពីរឲ្យនោះស្គាល់គេ (គឺព្រះសាស្តា) ដូចពួកគេស្គាល់បណ្តា កូនប្រុសខ្លួន[ឯង]ដែរ ។ បណ្តាអ្នកដែលធ្វើឲ្យខ្លួនឯងវិនាស[ដោយមានប្រព្រឹត្តិអំពើទុច្ចរិត] ពួកនោះ ពុំមានសទ្ធាទេ ។

អធិប្បាយអយ៉ាស្យុ ២០

١/٢٠/٦ عليُّ بنُ إبراهيم، قال: حَدَّثَنِي أَبِي، عَنْ ابْنِ أَبِي عُمَيْرٍ، عَنْ حَمَّادٍ، عَنْ حَرِيْزٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «نَزَلَتْ هَذِهِ آيَةٌ فِي الْيَهُودِ وَ النَّصَارَى، يَقُولُ اللَّهُ تَبَارَكَ وَ تَعَالَى: ”الَّذِينَ آتَيْنَاهُمُ الْكِتَابَ [بِغِنَى التَّوْرَةِ وَ الْإِنْجِيلِ] يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمْ“ يَعْنِي رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) لِأَنَّ اللَّهَ جَلَّ وَ عَزَّ قَدْ أَنْزَلَ عَلَيْهِمْ فِي التَّوْرَةِ وَ الْإِنْجِيلِ وَ الرَّبُّورِ صِفَةً مُحَمَّدٍ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) وَ صِفَةً أَصْحَابِهِ وَ مَبْعُوثَهُ وَ مُهَاجِرَهُ، وَ هُوَ قَوْلُهُ: ”مُحَمَّدٌ رَسُولُ اللَّهِ وَ الَّذِينَ مَعَهُ أَشِدَّاءُ عَلَى الْكُفَّارِ رُحَمَاءُ بَيْنَهُمْ تَرَاهُمْ رُكْعًا سُجَّدًا يَبْتَغُونَ فَضْلًا مِنَ اللَّهِ وَ رِضْوَانًا سِيمَاهُمْ فِي وُجُوهِهِمْ مِنْ أَثَرِ السُّجُودِ ذَلِكَ مَثَلُهُمْ فِي التَّوْرَةِ وَ مَثَلُهُمْ فِي الْإِنْجِيلِ“ فَهَذِهِ صِفَةُ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) وَ صِفَةُ أَصْحَابِهِ فِي التَّوْرَةِ وَ الْإِنْجِيلِ، فَلَمَّا بَعَثَهُ اللَّهُ عَزَّ وَ جَلَّ عَرَفَهُ أَهْلُ الْكِتَابِ كَمَا قَالَ اللَّهُ جَلَّ جَلَالُهُ». (البرهان في تفسير القرآن ١ - الجزء: ٢ صفحة: ٤٠٧ الحديث: ٣٤٣٢/٩٩، تفسير القمِّي - الجزء: ١ صفحة: ٣٢)**

6/20/1 [...] រាយការណ៍មកពី ហ្វារីស្វ តមកពី អាថ្នី អាប់ខុលឡោះហ្វី^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "អាយ៉ាស្តនេះត្រូវបើកឲ្យដឹងអំពីពួកយ៉ាហ្វីខ្លីនិងពួកគ្រិស្ត ។ អល់ឡោះហ្វី^{تبارك وتعالى}មានព្រះរាជបន្ទូលថា៖ [៦:២០] បណ្តាអ្នកដែលយើងបានប្រទានព្រះគម្ពីរឲ្យ មានន័យថាព្រះគម្ពីរតៅវត្តនិងព្រះគម្ពីរអ៊ុនយ្យីល ស្គាល់គេដូចពួកគេស្គាល់បណ្តាកូនប្រុសខ្លួន[ឯង]ដែរ មានន័យថាវិស្វលុលឡោះហ្វី^{صلوات الله عليه وآله} ព្រោះ អល់ឡោះហ្វី^{تبارك وتعالى}បានបើកឲ្យពួកគេដឹងនៅក្នុងព្រះគម្ពីរតៅវត្ត នៅក្នុងព្រះគម្ពីរអ៊ុនយ្យីលនិងក្នុងព្រះគម្ពីរ ស្វាហ្វី អំពីលក្ខណៈសម្បត្តិរបស់មូហាំម៉ាដ្ឋ^{صلوات الله عليه وآله} លក្ខណៈសម្បត្តិរបស់បណ្តាសាវករបស់ព្រះអង្គ^{صلوات الله عليه وآله} បេសកកម្មរបស់ព្រះអង្គ^{صلوات الله عليه وآله} និងការរៀនសូត្ររបស់ព្រះអង្គ^{صلوات الله عليه وآله} ។ នេះគឺព្រះរាជបន្ទូលព្រះអង្គ^{صلوات الله عليه وآله} [៤៨:២៩] មូហាំម៉ាដ្ឋជាព្រះសាស្ត្រារបស់អល់ឡោះហ្វី ជនទាំងឡាយដែលតាមគេរមែងមានចិត្តតឹងរឹង ចំពោះពួកបដិសេធសទ្ធានិងអាណិតអាសូរគ្នាឯង ។ អ្នកនឹងឃើញពួកគេលំខិនកាយ ក្រាបប្រណិប័តន៍ ស្វែងរកព្រះគុណអល់ឡោះហ្វីនិងសេចក្តីគាប់ព្រះហឫទ័យ ។ សញ្ញាសំគាល់របស់ពួកគេនៅលើមុខ ពួកគេដោយសារការក្រាបប្រណិប័តន៍ ។ នោះគឺគំរូរបស់ពួកគេនៅក្នុងព្រះគម្ពីរតៅវត្តនិងជាគំរូរបស់ពួក គេនៅក្នុងព្រះគម្ពីរអ៊ុនយ្យីល ។ ដូច្នេះនេះគឺលក្ខណៈសម្បត្តិរបស់វិស្វលុលឡោះហ្វី^{صلوات الله عليه وآله} និងលក្ខណៈ សម្បត្តិរបស់បណ្តាសាវកព្រះអង្គ^{صلوات الله عليه وآله} នៅលក្នុងព្រះគម្ពីរតៅវត្តនិងក្នុងព្រះគម្ពីរអ៊ុនយ្យីល ។ ដូច្នេះពេល អល់ឡោះហ្វី^{تبارك وتعالى}បានចាត់បញ្ជូនព្រះអង្គ^{صلوات الله عليه وآله} មក ជនគម្ពីរស្គាល់ព្រះអង្គ^{صلوات الله عليه وآله} ដូចអល់ឡោះហ្វី^{تبارك وتعالى}បាន ចែង ។" (تفسير القمِّي 1: 32)

មើល សូរ្យវិញ្ញាណកម្ម ៦ អាល-បាក្វីវ៉ាត្វី អាយ៉ាស្ត ១៤៦ ។

وَمَنْ أَظْلَمُ مِمَّنِ افْتَرَى عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ ﴿٣١﴾

២១. បុគ្គលអ្នកណាទៅដែលទុច្ចរិតជាងបុគ្គលដែលប្រឌិតមុសាវាទទម្លាក់ទៅលើអល់ឡោះហ្វី ឬ បដិសេធបណ្តាព្រះសញ្ញាព្រះអង្គ [និងព្រះឱង្ការព្រះអង្គ បណ្តាលឲ្យកើតមានការខូចបង់ក្នុងសហគមន៍ មនុស្សនិងចំពោះខ្លួនឯង] ? ពិតណាស់បណ្តាជនទុច្ចរិតមិនជោគជ័យទេ ។

وَيَوْمَ نَحْشُرُهُمْ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوا أَيْنَ شُرَكَائُكُمْ الَّذِينَ كُنْتُمْ تَزْعُمُونَ ﴿٣٢﴾

២២. ថ្ងៃដែលយើងនឹងប្រមូលពួកគេទាំងអស់ យើងនឹងមានតម្រាស់ចំពោះបណ្តាអ្នកដែលបានផ្តួចផ្តុំ ហ៊ុនហាយ (គឺយកអ្វីផ្សេងមកចូលរួមជាដៃគូជាមួយអល់ឡោះហ្វី) ថា៖ "ឯណាពួកដែលពួកអ្នកបាន អះអាងថាជាដៃគូ[ជាមួយអល់ឡោះហ្វី]នោះ ?"

ثُمَّ لَمْ تَكُنْ فِتْنَتُهُمْ إِلَّا أَنْ قَالُوا وَاللَّهِ رَبَّنَا مَا كُنَّا مُشْرِكِينَ ﴿٣٣﴾

២៣. ចម្លើយដោះស្រាយចម្លងរបស់ពួកគេមានតែថា៖ "សូមស្បថនឹងអស់ឡោះហ្ន៎ ម្ចាស់អស់ទូលព្រះ បង្គំជាខ្ញុំអើយ អស់ទូលព្រះបង្គំជាខ្ញុំមិនបានផ្គុំបង្កូរហាយទេ (ពោលគឺអស់ទូលព្រះបង្គំជាខ្ញុំពុំមែន អ្នកពហុទេពនិយមទេ) ។"

أَنْظُرْ كَيْفَ كَذَبُوا عَلَىٰ أَنْفُسِهِمْ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ ﴿٣٤﴾

២៤. អ្នកមើលចុះថាពួកគេកុហកខ្លួនឯងដូចម្តេចខ្លះ អ្វី (គឺពួកសហការីនិងព្រះរបស់ពួកគេ) ដែលពួក គេបានប្រឌិតឡើងនោះនឹងវិនាសចាកចោលពួកគេ ។

អធិប្បាយអាយ៉ាស្ក់ ២១-២៤

١/٢٤-٢١/٦ مُحَمَّدٌ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ مُحَمَّدٍ، عَنِ ابْنِ عَبَّاسٍ، عَنِ الْحَسَنِ بْنِ عَبْدِ الرَّحْمَنِ، عَنْ عَاصِمِ بْنِ حُمَيْدٍ، عَنْ أَبِي حَمْزَةَ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) قَالَ: قَوْلُهُ عَزَّ وَجَلَّ: ﴿وَاللَّهُ رَبَّنَا مَا كُنَّا مُشْرِكِينَ﴾. قَالَ: «يَعْنُونَ بِوَلَايَةِ عَلِيٍّ (عَلَيْهِ السَّلَامُ)». (البرهان في تفسير القرآن ١- الجزء ٢ : صفحة ٤٠٨ الحديث : ٩٩ / ٣٤٣٥ ، الكافي - الجزء ٨ : صفحة ٢٨٧ الحديث : ٤٣٢) ***

6/21-24/1 [...] រាយការណ៍មកពី តមកពី អាចិ យ៉ាក្កុហ្វារ^{صلوات الله عليه والسلام}ដែលមានវចនៈអំពីព្រះបន្ទូល អស់ឡោះហ្ន៎^{عز} [៦:២៣] "សូមស្បថនឹងអស់ឡោះហ្ន៎ ម្ចាស់អស់ទូលព្រះបង្គំជាខ្ញុំអើយ អស់ទូលព្រះបង្គំ ជាខ្ញុំមិនបានផ្គុំបង្កូរហាយទេ" ថា៖ "ពួកគេនឹងចង់និយាយថា[ពួកគេមិនបានយកអ្នកណាផ្សេងមក ចូលរួមជាមួយ]វិទ្យាយ៉ាស្ក់របស់អ្នក^{صلوات الله عليه والسلام} ទេ ។" (الكافي 8 : 287 / 432)

الفرق الثلاث والسبعون يوم القيامة

٢/٢٤-٢١/٦ وَ تِلْكَ الْفِرْقَةُ [الْوَّاحِدَةُ] مِنَ الثَّلَاثِ وَالسَّبْعِينَ فِرْقَةً هِيَ النَّاجِيَةُ مِنَ النَّارِ وَ مِنْ جَمِيعِ الْفِتَنِ وَ الضَّلَالَاتِ وَ الشُّبُهَاتِ هُمْ مِنْ أَهْلِ الْجَنَّةِ [حَقًّا] وَ هُمْ [سَبْعُونَ أَلْفًا] يَدْخُلُونَ الْجَنَّةَ ... بِغَيْرِ حِسَابٍ وَ جَمِيعُ تِلْكَ الْفِرَقِ الْإِنْتِنِينَ وَ السَّبْعِينَ هُمْ الْمُنْتَدِيُونَ بِغَيْرِ الْحَقِّ النَّاصِرُونَ لِذَيْنِ الشَّيْطَانِ الْآخِذُونَ عَنْ إِبْلِيسَ وَ أَوْلِيَائِهِ

និកាយទាំងចិតសិបបីនាថ្ងៃជំនុំជម្រះ

6/21-24/2 [...] និកាយមួយនោះ ក្នុងបណ្តានិកាយទាំងចិតសិបបី ជានិកាយដែលត្រូវជួយសង្គ្រោះពី ភ្លើង ពីទុក្ខវេទនា ពីកំហុសនិងពីការច្របូកច្របល់ ពួកគេជាជនឋានសួគ៌ពិតប្រាកដ ។ ពួកគេចំនួន ចិតសិបពាន់នាក់នឹងបានចូលឋានសួគ៌ដោយឥតបាច់ត្រូវទូទាត់ទេ ។ ចំណែកឯចិតសិបពីរនិកាយ ទៀតបានយកសាសនាដែលគ្មានសច្ចធម៌ ដោយគាំទ្រសាសនារបស់ស្តេចក្តី ដោយយកសាសនានោះ មកពីអ៊ុបលីស^{عليه السلام}និងមិត្តរបស់វា^{عليه السلام} ។

هُمْ أَغْدَاءُ اللَّهِ تَعَالَى وَ أَغْدَاءُ رَسُولِهِ وَ أَغْدَاءُ الْمُؤْمِنِينَ يَدْخُلُونَ النَّارَ بِغَيْرِ حِسَابٍ بُرَاءً مِنَ اللَّهِ وَ مِنْ رَسُولِهِ [نَسُوا اللَّهَ وَ رَسُولَهُ] وَ

أَشْرَكُوا بِاللَّهِ وَ كَفَرُوا بِهِ وَ عَبَدُوا غَيْرَ اللَّهِ مِنْ حَيْثُ لَا يَعْلَمُونَ - ﴿٦٥﴾ وَ هُمْ يَحْسَبُونَ أَنَّهُمْ مُحْسِنُونَ صُنْعًا ﴿٦٦﴾ يَقُولُونَ يَوْمَ الْقِيَامَةِ ﴿٦٧﴾ وَ اللَّهُ رَبُّنَا مَا كُنَّا مُشْرِكِينَ ﴿٦٨﴾ ... ﴿٦٩﴾ فَيَخْلُقُونَ لَهُ كَمَا يَخْلُقُونَ لَكُمْ وَ يَحْسَبُونَ أَنَّهُمْ عَلَى شَيْءٍ أَلَّا إِنَّهُمْ هُمُ الْكَادِبُونَ ﴿٧٠﴾ (كتاب سليم بن قيس الهلالي , ج 2 , ص 605)

ពួកគេជាសត្រូវរបស់អល់ឡោះហ្ន៎ ជាសត្រូវរបស់ព្រះសាសនៈទូត صلوات الله عليه ព្រះអង្គ ជាសត្រូវរបស់អ្នកមានសទ្ធាជ្រះថ្លាទាំងឡាយ ពួកគេនឹងចូលភ្លើងដោយឥតបាច់ត្រូវទូទាត់ទេ ។ ពួកគេឃ្លាតឆ្ងាយពីអល់ឡោះហ្ន៎ ពីព្រះសាសនៈទូត صلوات الله عليه ព្រះអង្គ ដោយបានភ្លេចអល់ឡោះហ្ន៎ និងព្រះសាសនៈ صلوات الله عليه ព្រះអង្គ ។ ពួកគេបានយកអ្វីផ្សេងមកចូលរួមហ៊ុនហាយជាមួយអល់ឡោះហ្ន៎ ។ ពួកគេបានបដិសេធអល់ឡោះហ្ន៎ ។ ពួកគេធ្វើសក្ការបូជាផ្សេងពីអល់ឡោះហ្ន៎ ដោយឥតដឹងខ្លួន ។ [១៨:១០៤] ពួកគេគិតថាខ្លួនប្រព្រឹត្តល្អ ។ ថ្ងៃជំនុំជម្រះពួកគេនឹងថា៖ [៦:២៣] "សូមស្ស្រថនឹងអល់ឡោះហ្ន៎ ម្ចាស់អស់ទូលព្រះបង្គំជាខ្ញុំអើយ អស់ទូលព្រះបង្គំជាខ្ញុំមិនបានជួបផ្អុំហ៊ុនហាយទេ ។" [៥៨:១៨] ពួកគេនឹងស្ស្រថជាមួយព្រះអង្គដូចពួកគេបានស្ស្រថជាមួយពួកអ្នកដែរ ។ ពួកគេគិតថាពួកគេបាននូវអ្វីមួយ ការពិតពួកគេជាមនុស្សភូតិករ ។" (كتاب سليم بن قيس الهلالي 2: 605) 58:14-21

٣/٢٤-٢١/٦ في كتاب الإختجاج للطبرسي رحمه الله عن أمير المؤمنين عليه السلام حديث طويل يقول فيه عليه السلام: و قوله: ﴿يَوْمَ نُحِمْ عَلَى أَقْوَاهِهِمْ وَ نُكَلِّمُنَا أَيْدِيهِمْ وَ تَشْهَدُ أَرْجُلُهُمْ بِمَا كَانُوا يَكْسِبُونَ﴾ قَالَ: ذَلِكَ فِي مَوَاطِنَ غَيْرِ وَاحِدٍ مِنْ مَوَاطِنَ ذَلِكَ الْيَوْمِ الَّذِي كَانَ مِقْدَارُهُ خَمْسِينَ أَلْفَ سَنَةٍ يَكْفُرُ أَهْلُ الْمَعَاصِي بَعْضُهُمْ بِبَعْضٍ، وَ يَلْعَنُ بَعْضُهُمْ بَعْضًا وَ الْكُفْرُ فِي هَذِهِ الْآيَةِ بِالْبِرَاءَةِ يَقُولُ يَتَبَرَّأُ بَعْضُهُمْ مِنْ بَعْضٍ وَ تَطْرُقُهَا فِي سُورَةِ إِبْرَاهِيمَ قَوْلُ الشَّيْطَانِ: ﴿إِنِّي كَفَرْتُ بِمَا أَشْرَكْتُمُونَ مِنْ قَبْلُ﴾ وَ قَوْلُ إِبْرَاهِيمَ خَلِيلِ الرَّحْمَانِ: «كَفَرْنَا بِكُمْ» يَعْنِي تَبَرَّأْنَا مِنْكُمْ ثُمَّ يَجْتَمِعُونَ فِي مَوَاطِنَ أُخَرَ فَيَسْتَنْطِفُونَ فِيهِ

6/21-24/3 នៅក្នុងសាត្រា អាល់-អ៊ុយហ្ន៎ អាល់-គូបរីស៊ី បានតំណាលតមកពី អាមីរុល-មុមីនីន صلوات الله عليه ដែលមានរចនៈនៅក្នុងហ្វាត្វាខ្លីស្រដៀងមួយថា៖ "ព្រះបន្ទូលអល់ឡោះហ្ន៎ [៣៦:៦៥] ក្នុងថ្ងៃនេះយើង នឹងបិទមាត់ពួកគេជិតស្និប ដៃពួកគេនឹងនិយាយជាមួយយើង ជើងពួកគេជាសាក្សីអំពីអំពើដែលពួកគេបានសាង ។ ថ្ងៃនោះមិនដូចថ្ងៃផ្សេងៗទេ ។ ថ្ងៃនោះយូរស្មើនឹងហាសិបពាន់ឆ្នាំ ។ ពួកសាងបាបនឹងឆ្លើយបដិសេធគ្នា នឹងជេរប្រទេចផ្កាសាគ្នាហើយនឹងបដិសេធអាយ៉ាសុំនេះ ។ គេបានឲ្យដឹងថាពួកគេនឹងឈប់រាប់រកគ្នា ដូចមានចែងនៅក្នុងសូរ្យោក្ខន្ធ អ៊ុយហ្ន៎ ក្នុងសម្តីរបស់ស្តេចស្តេច صلوات الله عليه [១៨:២២] ខ្ញុំបដិសេធការដែលអស់លោកបានយកខ្ញុំទៅចូលរួម[ជាមួយអល់ឡោះហ្ន៎]កាលពីមុន" និងក្នុងសម្តីរបស់អ៊ុយហ្ន៎ صلوات الله عليه មិត្តរបស់ព្រះដ៏មានព្រះមេត្តាធម៌ صلوات الله عليه [៦០:៤] ពួកយើងដកខ្លួនចេញឆ្ងាយពីអស់លោក មានន័យថា "ខ្ញុំ صلوات الله عليه សូមបែកចេញពីអស់លោក ។" បន្ទាប់មកព្រះអង្គ صلوات الله عليه បានបញ្ចប់ដោយថ្លែងប្រាប់ពួកគេដោយសម្តីមួយទៀត

فَيَقُولُونَ: ﴿وَ اللَّهُ رَبُّنَا مَا كُنَّا مُشْرِكِينَ﴾ وَ هَؤُلَاءِ حَاصَّةٌ هُمْ الْمُفْرُونَ فِي دَارِ الدُّنْيَا بِالتَّوْحِيدِ فَلَمْ يَنْفَعَهُمْ إِيْمَانُهُمْ مَعَ مُخَالَفَتِهِمْ رُسُلَهُ، وَ شَكْرَهُمْ فِيمَا أَنْزَلَ بِهِ مِنْ رَحْمَةٍ، وَ نَقَضَهُمْ عُهْدَهُ فِي أَوْصِيَاءِهِ، وَ اسْتَبَدَّ لَهُمُ الَّذِي هُوَ أَذْنُ بِالَّذِي هُوَ خَيْرٌ،

ពួកគេបានថា៖ [៦:២៣] សូមស្ស្រថនឹងអល់ឡោះហ្ន៎ ម្ចាស់អស់ទូលព្រះបង្គំជាខ្ញុំអើយ អស់ទូលព្រះបង្គំជាខ្ញុំមិនបានជួបផ្អុំហ៊ុនហាយទេ ។" ពួកគេទាំងនោះជាពិសេសជាបុគ្គលដែលប្រឌិតបំភ្លៃនៅក្នុងលោកនេះ តែជំនឿពួកគេមិនមានប្រយោជន៍សម្រាប់ពួកគេទេពីព្រោះទន្ទឹមនឹងជំនឿនោះពួកគេប្រឆាំងព្រះសាសនៈទូត صلوات الله عليه របស់អល់ឡោះហ្ន៎ សង្ស័យអំពីអ្វីដែលព្រះអង្គ صلوات الله عليه បាននាំមកឲ្យពួកគេពីម្ចាស់ صلوات الله عليه ពួកគេ ផ្តាច់កិច្ចសន្យាពីអ្នកស្នង صلوات الله عليه របស់ព្រះអង្គ صلوات الله عليه ហើយពួកគេផ្លាស់ប្តូរអ្នកស្នងទាំងនេះ صلوات الله عليه ដែល

ល្អប្រសើរដោយបុគ្គលថោកទាប ។

فَكَذَّبَهُمُ اللَّهُ فِيمَا امْتَحَلُوهُ مِنَ الْإِيمَانِ بِقَوْلِهِ: ﴿أَنْظُرْ كَيْفَ كَذَبُوا عَلَى أَنْفُسِهِمْ﴾ فَيَحْتُمُ اللَّهُ عَلَى أَفْوَاهِهِمْ وَ يَسْتَنْطِقُ الْأَيْدِي وَ الْأَرْجُلَ وَ الْجُلُودَ، فَتَشْهَدُ بِكُلِّ مَعْصِيَةٍ كَانَتْ مِنْهُ، ثُمَّ يَرْفَعُ عَنْ أَلْسِنَتِهِمْ الْحُتْمَ فَيَقُولُونَ لِمَلُودِهِمْ: ﴿لَمْ شَهِدْتُمْ عَلَيْنَا قَالُوا أَنْطَقَنَا اللَّهُ الَّذِي أَنْطَقَ كُلَّ شَيْءٍ﴾. (تفسير نور الثقلين ، ج 4 ، ص 392)

ដូច្នោះអស់ឡោះហ្នឹងជំទាស់ពួកគេក្នុងរឿងដែលពួកគេបំភ្លៃជំនឿដោយមានព្រះបន្ទូលថា៖ [៦:២៤] អ្នកមើលចុះថាពួកគេកុហកខ្លួនឯងដូចម្តេចខ្លះ ។ អស់ឡោះហ្នឹងនឹងបិទមាត់ពួកគេជិត ដែលពួកគេ ជើងពួកគេ ស្បែកពួកគេនឹងនិយាយ ហើយអរមរៈទាំងនេះនឹងធ្វើកសិណសាក្សីអំពីបទល្មើសទាំងអស់ដែលពួកគេបានធ្វើ ។ បន្ទាប់មកអស់ឡោះហ្នឹងនឹងឲ្យពួកគេនិយាយបានវិញ ។ ពួកគេនឹងនិយាយដាក់ស្បែកពួកគេថា៖ [៤១:២១] "ហេតុអ្វីពួកអ្នកធ្វើសាក្សីជំទាស់ពួកយើង ?" ស្បែកនឹងថា៖ "អស់ឡោះហ្នឹងធ្វើឲ្យយើងចេះនិយាយ ព្រះដែលធ្វើឲ្យសព្វសារពើចេះនិយាយ ។" (تفسير نور الثقلين 4 : 392)

٢١/٦-٤/٢٤ الْعِيَّاشِيُّ: عَنْ هِشَامِ بْنِ سَالِمٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «إِنَّ اللَّهَ يَعْلَمُ يَوْمَ الْقِيَامَةِ عَقُومًا لَا يَحْطُرُ عَلَى بَالٍ أَحَدٍ، حَتَّى يَقُولَ أَهْلُ الشِّرْكِ ﴿وَ اللَّهُ رَبُّنَا مَا كُنَّا مُشْرِكِينَ﴾». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٤٠٨ : الحديث : ٩٩ / ٣٤٣٧ ، تفسير العياشي - الجزء : ١ : صفحة : ٣٥٧ : الحديث : ١٥)**

6/21-24/4 អាល-អ៊ែយ៉ាស្តី បានរាយការណ៍តមកពី ហ្នឹងស្នាំ ប៊ិន សាលិម តមកពី អាហ្វិ អាប់ខ្នុរឡោះហ្នឹង^{صلوات الله عليه والسلام}ដែលមានរចនាថា៖ "អស់ឡោះហ្នឹងលើកទោសឲ្យក្នុងថ្ងៃជំនុំជម្រះដោយការលើកទោសដែលពុំមានអ្នកណាមួយគិតដល់ឡើយ ដល់ថ្នាក់ធ្វើឲ្យពួកស្ត្រីរិកហ៊ិនហាយនោះនិយាយថា៖ "[៦:២៣] សូមស្យូចនឹងអស់ឡោះហ្នឹង ម្ចាស់អស់ទូលព្រះបង្គំជាខ្ញុំអើយ អស់ទូលព្រះបង្គំជាខ្ញុំមិនបានផ្លូវផ្តុំហ៊ិនហាយទេ ។" (تفسير العياشي 1 : 15 / 357)

وَمِنْهُمْ مَن يَسْتَمِعُ إِلَيْكَ وَ جَعَلْنَا عَلَى قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا وَ أَنْ يَرَوْا كُلَّ آيَةٍ إِلَّا يُؤْمِنُوا بِهَا حَتَّى إِذَا جَاءُوكَ يُجَدِّلُونَكَ يَقُولُ الَّذِينَ كَفَرُوا إِنْ هَذَا إِلَّا أَسْطِيرُ الْأَوَّلِينَ ﴿٢٥﴾

២៥. ពួកគេខ្លះស្តាប់អ្នក [ដោយអារៈក្រៅ ។ មកពីពួកគេមិនស្មោះត្រង់និងមានទុច្ចរិត] យើងបានដាក់របាំងពិបាកលើបេះដូង (ដួងចិត្ត) ពួកគេ ដើម្បីកុំឲ្យពួកគេយល់វា (យល់គួរអាន) [យើងបានធ្វើ]ឲ្យត្រចៀកពួកគេឆ្គង [ពួកគេមិនព្រការពិតទេ] ។ បើពួកគេឃើញគ្រប់ព្រះសញ្ញា ពួកគេមិនជឿព្រះសញ្ញានោះទេ ។ ដល់ថ្នាក់ពេលពួកគេមករកអ្នក ពួកគេបានត្រឹមតែឈ្លោះជាមួយអ្នកទេ ពួកដែលបដិសេធសទ្ធា[ក្នុងបណ្តាពួកគេ]ថា៖ "ទាំងនេះពុំមែនអ្វីក្រៅពីរឿងនិទានបុរាណទេ ។"

وَهُمْ يَنْهَوْنَ عَنْهُ وَيَنْعَوْنَ عَنْهُ وَإِنْ يُهْلِكُونَ إِلَّا أَنْفُسَهُمْ وَمَا يَشْعُرُونَ ﴿٢٦﴾

២៦. ពួកគេហាម[មនុស្សម្នា]ទៅជិតវា (គួរអាន) ឯខ្លួនពួកគេក៏គេចចេញឆ្ងាយពីវា[ដែរ] ។ តែ[ធ្វើបែបនេះ]ពួកគេបានត្រឹមតែធ្វើឲ្យខ្លួនឯងវិនាសប៉ុណ្ណោះ តែពួកគេមិនដឹងខ្លួនទេ ។

وَلَوْ تَرَى إِذْ وَقَفُوا عَلَى النَّارِ فَقَالُوا يَلَيْتَنَا نُرَدُّ وَلَا نُكَذِّبُ بِآيَاتِ رَبِّنَا وَنَكُونُ مِنَ الْمُؤْمِنِينَ ﴿٢٧﴾

២៧. បើសិនជាអ្នកអាចមើលឃើញ[ពួកគេ] ពេលពួកគេនឹងត្រូវនាំខ្លួនទៅឈប់នៅឯភ្លើងនរក ពួកគេនឹងថា៖ "ហ្ន៎! បើគេអាចឲ្យយើងត្រឡប់វិញ [មកក្រោយវិញ មកកាន់ជីវិតលោកនេះវិញ] យើងនឹងមិនបដិសេធបណ្តាព្រះសញ្ញា[និងឱង្ការ]របស់ម្ចាស់យើងទេ យើងនឹងនៅក្នុងបណ្តាអ្នកមានសទ្ធា ។"

بَلْ بَدَا لَهُمْ مَا كَانُوا يُحْفُونَ مِنْ قَبْلُ وَلَوْ رُدُّوا لَعَادُوا لِمَا نُهُوا عَنْهُ وَإِنَّهُمْ لَكَاذِبُونَ ﴿٢٨﴾

២៨. តែអ្វីដែលពួកគេបានបិទបាំងកាលពីមុនទៅជាជាក់ច្បាស់សម្រាប់ពួកគេ ។ បើគេឲ្យពួកគេត្រឡប់វិញ [មកកាន់លោកនេះវិញ] ពួកគេប្រាកដជានឹងត្រឡប់ទៅរកប្រការដែលគេបានហាមពួកគេនោះវិញ ។ ការពិតពួកគេជាជនហៃមុសា (គឺអ្នកពូកែតែខាងកុហក) ។

អធិប្បាយអាយ៉ាត ២៥-២៨

6/25-28/1 រាយការណ៍មកពី ខ្ញុំលីដូ តមកពី អាហ្វិ អុប៊ុលឡេហ្វៈហ្វា ^{صلوات الله عليه} ដែលមានវចនៈថា៖ (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٤١١ الحديث : ٩٩ / ٣٤٤٦ ، تفسير العياشي - الجزء : ١ : صفحة : ٣٥٩ الحديث : ١٩)**

6/25-28/1 រាយការណ៍មកពី ខ្ញុំលីដូ តមកពី អាហ្វិ អុប៊ុលឡេហ្វៈហ្វា ^{صلوات الله عليه} ដែលមានវចនៈថា៖ "[៦:២៨] បើគេឲ្យពួកគេត្រឡប់វិញ ពួកគេប្រាកដជានឹងត្រឡប់ទៅរកប្រការដែលគេបានហាមពួកគេនោះវិញ ។ ពួកគេជាបុគ្គលដែលត្រូវបណ្តាសាតាំងពីដើមកំណើតមកម៉្លេះ ។" (تفسير العياشي 1 : 359 / 19)

6/25-28/1 រាយការណ៍មកពី ខ្ញុំលីដូ តមកពី អាហ្វិ អុប៊ុលឡេហ្វៈហ្វា ^{صلوات الله عليه} ដែលមានវចនៈថា៖ (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٤١١ الحديث : ٩٩ / ٣٤٤٦ ، تفسير العياشي - الجزء : ١ : صفحة : ٣٥٩ الحديث : ١٩)**

6/25-28/2 គេបានធ្វើសេចក្តីរាយការណ៍ដោយយោលតាមបណ្តាញព័ត៌មានដាច់តមកពី យ៉ាហ្វៀរ ប៊ិន អុប៊ុលឡេហ្វៈហ្វា ^{صلوات الله عليه} ដែលបានថាខ្ញុំបានឃើញ អាមីរុល-មុមីនីន ^{صلوات الله عليه} ប៊ិន អាហ្វិ ត្រីលីប ^{صلوات الله عليه} នៅខាងក្រៅស្រុកអាល-គូហ្វាស៊ុ ។ ខ្ញុំបានតាមព្រះអង្គ ^{صلوات الله عليه} លុះបានដល់សួសានពួកយ៉ាហ្វៀរខ្ចី ។ អាមីរុល-មុមីនីន ^{صلوات الله عليه} បានឈប់នៅកណ្តាលសួសាននោះ ហៅថា៖ "យ៉ាហ្វៀរខ្ចីអើយ! យ៉ាហ្វៀរខ្ចីអើយ!" មានចម្លើយមកពីក្នុងផ្ទះថា៖ "សូមទទួលបញ្ជាព្រះអង្គ ^{صلوات الله عليه} ! សូមទទួលបញ្ជាព្រះអង្គ ^{صلوات الله عليه} !" មានន័យថា៖ "លោកម្ចាស់ ^{صلوات الله عليه} អស់ទូលបង្គំអើយ!" អាមីរុល-មុមីនីន ^{صلوات الله عليه} មានវចនៈថា៖ "តើអស់លោកបានឃើញទណ្ឌកម្មនោះយ៉ាងម៉េចដែរ?" ពួកគេបានទូលថា៖ "ដោយសារតែអស់ទូលបង្គំលើសបង្គាប់ព្រះអង្គ ^{صلوات الله عليه} បានជាត្រូវរងព្រះពិរោធអស់ឡេហ្វៈហ្វា ^{صلوات الله عليه} ។ ដូច្នេះហើយបានជាអស់ទូលបង្គំនិងបុគ្គលទាំងឡាយដែលលើសបង្គាប់ព្រះអង្គ ^{صلوات الله عليه} រងព្រះទណ្ឌកម្មរហូតដល់ថ្ងៃជំនុំជម្រះ ។"

ثُمَّ صَاحَ صَيْحَةً كَأَدَتِ السَّمَاوَاتِ يَنْفَطِرْنَ، فَوَقَعَتْ مَعْشِيَةً عَلَىٰ وَجْهِهِ مِنْ هَوْلٍ مَا رَأَيْتُ. فَلَمَّا أَفْقَتْ رَأَيْتُ أَمِيرَ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) عَلَىٰ سَرِيرٍ مِنْ يَأْفُوتَةِ حَمْرَاءَ، عَلَىٰ رَأْسِهِ إِكْلِيلٌ مِنْ جَوْهَرٍ، وَ عَلَيْهِ خُلٌّ خُضْرٌ وَ صُفْرٌ، وَ وَجْهُهُ كَدَائِرَةِ الْقَمَرِ، فَقُلْتُ: يَا سَيِّدِي، هَذَا مُلْكٌ عَظِيمٌ! قَالَ: «نَعَمْ يَا جَابِرُ، إِنَّ مُلْكَنَا أَعْظَمُ مِنْ مُلْكِ سُلَيْمَانَ بْنِ دَاوُدَ، وَ سُلْطَانَنَا أَعْظَمُ مِنْ سُلْطَانِهِ».

បន្ទាប់មកពួកគេបានស្រែកដោយសម្រែកមួយដែលស្ទើរតែធ្វើឲ្យមេឃរហែក ។ ខ្ញុំក៏ត្រូវខ្យល់ចាប់ដោយសារតែបានឃើញប្រការអន្ទត់ពេក ។ លុះដឹងខ្លួនវិញ ខ្ញុំបានឃើញអាមីរុល-មុមីនីន صلوات الله عليه والسلام នៅលើត្រែទម្រេតធ្វើអំពីត្បូងត្រកហាម ។ ព្រះអង្គ صلوات الله عليه والسلام ពាក់មកុដដាំត្បូងពេជ្រ ពាក់អាវបៃតងនិងលឿង មុខព្រះអង្គ صلوات الله عليه والسلام ភ្លឺដូចខែ ។ ខ្ញុំបានទូលថា៖ "លោកម្ចាស់ صلوات الله عليه والسلام អើយ ! នេះគឺជាណាចក្រឆើតឆាយមែន ។" អាមីរុល-មុមីនីន صلوات الله عليه والسلام មានវចនៈថា៖ "មែន យ៉ាប្បើរអើយ ! វាជាណាចក្រយើង صلوات الله عليه والسلام ឆើតឆាយជាង វាជាណាចក្ររបស់ស៊ីឡែម៉ាន صلى الله عليه وسلم ប៊ិន ដារុដូ صلى الله عليه وسلم ទៅទៀត ។ អាជ្ញាយើង صلوات الله عليه والسلام ធំជាងអាជ្ញាព្រះអង្គ صلى الله عليه وسلم ទៅទៀត ។"

تَمَّ رَجَعٌ، وَ دَخَلْنَا الْكُوفَةَ، وَ دَخَلْتُ خَلْفَهُ إِلَى الْمَسْجِدِ، فَجَعَلَ يَخْطُو خَطَوَاتٍ وَ هُوَ يَقُولُ: «لَا وَ اللَّهِ لَا فَعَلْتُ، لَا وَ اللَّهِ لَا كَانَ ذَلِكَ أَبَدًا» فَعُلْتُ: يَا مَوْلَايَ لِمَنْ تُكَلِّمُ، وَ لِمَنْ تُخَاطِبُ، وَ لَيْسَ أَرَى أَحَدًا فَقَالَ (عَلَيْهِ السَّلَامُ): «يَا جَابِرُ، كُشِفَ لِي عَنْ بَرَهُوتِ فَرَأَيْتُ شَنْبُوَيْهَ وَ حَبْرَاءَ، وَ هُمَا يُعَدَّبانِ فِي جَوْفِ تَابُوتٍ، فِي بَرَهُوتٍ، فَتَنَادَيْتَنِي: يَا أَبَا الْحَسَنِ، يَا أَمِيرَ الْمُؤْمِنِينَ، زِدْنَا إِلَى الدُّنْيَا نَفْرًا بِعَضْبِكَ، وَ نَفْرًا بِالْوَلَايَةِ لَكَ. فَعُلْتُ: لَا وَ اللَّهِ لَا فَعَلْتُ، لَا وَ اللَّهِ لَا كَانَ ذَلِكَ أَبَدًا».

បន្ទាប់មកយើងត្រឡប់មកអាល់-គូហ្វាស៊ីរិញ ។ ខ្ញុំបានចូលក្នុងម៉ាស់យ៉ូដូតាមក្រោយអាមីរុល-មុមីនីន صلوات الله عليه والسلام ។ ព្រះអង្គ صلوات الله عليه والسلام បានដើរដោយមានដានជើង ហើយមានវចនៈថា៖ "ទេ សូមស្ស៊ីនីងអល់ឡោះហ្គ័រ صلوات الله عليه والسلام នឹងមិនធ្វើទេ ។ ទេ សូមស្ស៊ីនីងអល់ឡោះហ្គ័រ صلوات الله عليه والسلام នឹងមិនអាចទៅជាដូច្នោះបានជាដាច់ខាត ។" ខ្ញុំក៏បានទូលថា៖ "លោកម្ចាស់ صلوات الله عليه والسلام អើយ ! តើព្រះអង្គ صلوات الله عليه والسلام និយាយអំពីអ្នកណា ? ព្រះអង្គ صلوات الله عليه والسلام និយាយដាក់អ្នកណា ព្រោះទូលបង្គំមិនឃើញមានមនុស្សទេ ?" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "យ៉ាប្បើរអើយ ! [ជ្រលងឬច្រក]បារហ្វីតត្រូវបើកឲ្យខ្ញុំ صلوات الله عليه والسلام ឃើញ ។ ខ្ញុំ صلوات الله عليه والسلام ឃើញស្មាន់ចូរីយ៉ាស៊ុនិងហ្គ័រតារ (អាចូបាការ និង អ៊ូម៉ារ) ។ ទាំងពីរនាក់នេះត្រូវគេធ្វើទណ្ឌកម្មនៅក្នុងមល្លសក្នុង[ជ្រលងឬច្រក]បារហ្វីត ។ ទាំងពីរនាក់ស្រែកសូមខ្ញុំ صلوات الله عليه والسلام ថា៖ "អាចូ អាល់-ហ្វាសាន់ صلوات الله عليه والسلام អើយ ! អាមីរុល-មុមីនីន صلوات الله عليه والسلام អើយ ! សូមយកយើងត្រឡប់ទៅឯលោកវិញ យើងនឹងព្រមទទួលស្គាល់គុណសម្បត្តិព្រះអង្គ صلوات الله عليه والسلام យើងនឹងព្រមទទួលវិទ្យាយ៉ាស៊ុនព្រះអង្គ صلوات الله عليه والسلام ។" ខ្ញុំ صلوات الله عليه والسلام ថា៖ "ទេ សូមស្ស៊ីនីងអល់ឡោះហ្គ័រ صلوات الله عليه والسلام នឹងមិនធ្វើទេ ។ ទេ សូមស្ស៊ីនីងអល់ឡោះហ្គ័រ صلوات الله عليه والسلام នឹងមិនអាចទៅជាដូច្នោះបានជាដាច់ខាត !"

تَمَّ قَرَأَ هَذِهِ الْآيَةَ: ﴿وَ لَوْ رُدُّوْا لَعَادُوْا لِمَا نُهُوْا عَنْهُ وَ اِنَّهُمْ لَكَادِ يُوْبُوْنَ﴾ «يَا جَابِرُ، وَ مَا مِنْ أَحَدٍ خَالَفَ وَصِيَّ نَبِيِّ إِلَّا حَشَرَهُ اللهُ اَعْمَى يَتَكَبَّبُ فِي عَرَصَاتِ الْقِيَامَةِ» . (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٤١٢ الحديث : ٣٤٤٧ / ٩٩ ، تأويل الآيات - الجزء : ١ : صفحة : ١٦٣ الحديث : ٢)**

បន្ទាប់មកព្រះអង្គ صلوات الله عليه والسلام សូត្រអាយ៉ាស៊ុននេះគឺ៖ [៦:២៨] បើគេឲ្យពួកគេត្រឡប់វិញ ពួកគេប្រាកដជានឹងត្រឡប់ទៅរកប្រការដែលគេបានហាមពួកគេនោះវិញ ។ ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "យ៉ាប្បើរអើយ ! បុគ្គលណាដែលប្រឆាំងអ្នកស្នង صلوات الله عليه والسلام ព្រះសាស្ត្រ صلى الله عليه وسلم អល់ឡោះហ្គ័រ صلوات الله عليه والسلام នឹងប្រមូលបុគ្គលនោះជាបុគ្គលខ្វាក់ភ្នែកនៅឯវាលនៃថ្ងៃជំនុំជម្រះ ។" (2 / 163 : 1 (تأويل الآيات))

٦/٢٥-٢٨/٣ عَنْ عُثْمَانَ بْنِ عِيسَى، عَنْ بَعْضِ أَصْحَابِهِ، عَنْهُ (عَلَيْهِ السَّلَامُ)، قَالَ: «إِنَّ اللَّهَ قَالَ لِمَاءٍ: كُنْ عَذْبًا فَرَاتًا أَخْلُقُ مِنْكَ جَنَّتِي وَ أَهْلَ طَاعَتِي، وَ قَالَ لِمَاءٍ: كُنْ مِلْحًا أَجَاجًا أَخْلُقُ مِنْكَ نَارِي وَ أَهْلَ مَعْصِيَتِي، *6/25-28/3 វាយការណ៍មកពី អ៊ូស្ត្រម៉ាន ប៊ិន អ៊ីសា តមកពីមិត្តលោកម្នាក់ តមកពីព្រះអង្គ صلوات الله عليه والسلام ដែលមានវចនៈថា៖ "អល់ឡោះហ្គ័រ صلوات الله عليه والسلام បានប្រាប់ទឹកថា៖ "ចូរទៅជាសាប ឆ្ងាញ់ ! អញ صلوات الله عليه والسلام នឹងបង្កើតឋានសួគ៌អញ

وَجَدُوا نَارًا يُدْخِلُونَ فِيهَا الْبَشَرِ الْخَالِيَةَ وَالْأَنْعَامَ كُلَّهَا ۗ إِنَّ اللَّهَ هُوَ الْعَلِيمُ الْحَكِيمُ ۗ ﴿١٠٠﴾
និងបណ្តាអ្នកស្តាប់បង្គាប់អញមកពីអ្នក ។" ព្រះអង្គបានប្រាប់ទឹក[មួយទៀត]ថា៖ "ចូរទៅជាប្រៃ
ខ្លឹម ! អញនឹងបង្កើតភ្លើងរបស់អញនិងបណ្តាអ្នកដែលល្មើសបង្គាប់អញមកពីអ្នក ។"

فَأَجْرَى الْمَاءُ يَنْ عَلَى الطَّيْنِ، ثُمَّ قَبْضَ قَبْضَةً يَهْدِيهِ وَ هِيَ يَمِينٌ، فَخَلَقَهُمْ خَلْقًا كَالَّذِي، ثُمَّ أَشْهَدَهُمْ عَلَى أَنْفُسِهِمْ: أَلَسْتُ بِرَبِّكُمْ وَ عَلَيْكُمْ
طَاعَتِي؟ قَالُوا: بَلَى.

ព្រះអង្គបានឲ្យទឹកទាំងពីរហូរទៅលើដី ។ បន្ទាប់មកព្រះអង្គបានចាប់យកមួយក្តាប់ដោយព្រះហត្ថ
ព្រះអង្គ ដោយព្រះហត្ថស្តាំរបស់ព្រះអង្គ ហើយព្រះអង្គបានបង្កើតពួកគេជាសត្វលោកដូច
ចុណ្ណភាគសុខុម (ផងល្អិតបំផុត) ។ បន្ទាប់មកព្រះអង្គបានឲ្យពួកគេធ្វើសាក្សីខ្លួនឯងថា៖ "តើអញ
មិនមែនម្ចាស់របស់ពួកអ្នកទេ ? តើពួកអ្នកមិនមានភាគពួកចូលបង្គាប់អញទេ ?" ពួកគេបាន
ទូលថា៖ "មែន ព្រះបពិត្រ !"

فَقَالَ لِلنَّارِ: كُونِي نَارًا. فَإِذَا نَارٌ تَأْتِيهِمْ، وَ قَالَ لَهُمْ: قَعُوا فِيهَا. فَمِنْهُمْ مَنْ أَسْرَعَ، وَ مِنْهُمْ مَنْ أَبْطَأَ فِي السَّعْيِ، وَ مِنْهُمْ مَنْ لَمْ يَبْرَحْ
مَجْلِسَهُ، فَلَمَّا وَجَدُوا حَرَّهَا رَجَعُوا، فَلَمْ يَدْخُلْهَا مِنْهُمْ أَحَدٌ.

ព្រះអង្គក៏បានប្រាប់ភ្លើងថា៖ "ចូរទៅជាភ្លើង !" វាក៏ទៅជាភ្លើងឆាប់នោះឡើង ហើយព្រះអង្គបាន
ប្រាប់ពួកគេថា៖ "ចូរពួកអ្នកទម្លាក់ខ្លួនទៅក្នុងភ្លើងនោះទៅ !" ពួកគេខ្លះស្ទុះចូលក្នុងភ្លើងនោះ
អ្នកខ្លះយឺតយ៉ាវចូលទៅក្នុងភ្លើងនោះ អ្នកខ្លះមិនចាកចេញពីកន្លែងទេ តែពេលពួកគេដឹងកម្ដៅវា ពួកគេ
បកក្រោយវិញ ពុំមានអ្នកម្នាក់ចូលក្នុងភ្លើងនោះទេ ។

ثُمَّ قَبْضَ قَبْضَةً يَهْدِيهِ، فَخَلَقَهُمْ خَلْقًا مِثْلَ الذَّرِّ، مِثْلَ أَوْلِيَاكَ، ثُمَّ أَشْهَدَهُمْ عَلَى أَنْفُسِهِمْ مِثْلَ مَا أَشْهَدَ الْآخَرِينَ، ثُمَّ قَالَ لَهُمْ: قَعُوا فِي هَذِهِ
النَّارِ. فَمِنْهُمْ مَنْ أَبْطَأَ، وَ مِنْهُمْ مَنْ أَسْرَعَ، وَ مِنْهُمْ مَنْ مَرَّ بِطَرْفَةِ عَيْنٍ، فَوَقَعُوا فِيهَا كُلُّهُمْ،

បន្ទាប់មកព្រះអង្គបានចាប់យក[ដី]មួយក្តាប់[ទៀត]ដោយព្រះហត្ថព្រះអង្គ ។ ព្រះអង្គបានបង្កើត
ពួកគេជាសត្វលោកដូចចុណ្ណភាគសុខុមដូចពួកមុន ហើយព្រះអង្គបានឲ្យពួកគេធ្វើសាក្សីខ្លួនឯងដូច
ពួកមុនបានធ្វើសាក្សីដែរ ។ ព្រះអង្គបានប្រាប់ពួកគេថា៖ "ចូរពួកអ្នកទម្លាក់ខ្លួនទៅក្នុងភ្លើងទៅ !" ពួកគេ
ខ្លះយឺតយ៉ាវ ពួកគេខ្លះរហ័សរហួន ពួកគេខ្លះឆ្លងចូលទៅមួយបំប្រិចភ្នែក ។ ពួកគេទាំងអស់គ្នាបានចូល
ទៅក្នុងភ្លើង ។

فَقَالَ: اخْرُجُوا مِنْهَا سَالِمِينَ. فَخَرَجُوا لَمْ يُصِيبْهُمْ شَيْءٌ. وَ قَالَ الْآخِرُونَ: يَا رَبَّنَا، أَفَلْنَا نَفْعَلُ كَمَا فَعَلُوا. قَالَ: قَدْ أَقَلْتُكُمْ. فَمِنْهُمْ مَنْ
أَسْرَعَ فِي السَّعْيِ، وَ مِنْهُمْ مَنْ أَبْطَأَ وَ مِنْهُمْ مَنْ لَمْ يَبْرَحْ مَجْلِسَهُ، مِثْلَ مَا صَنَعُوا فِي الْمَرَّةِ الْأُولَى.

ហើយព្រះអង្គមានព្រះរាជបន្ទូលថា៖ "ចូរចេញមកវិញដោយឥតគ្រោះថ្នាក់ !" ពួកគេចេញមកវិញ មិន
រងវិបត្តិប្រការណាសោះ ។" ពួកទៀតបានទូលថា៖ "ម្ចាស់អើយ ! សូមព្រះអង្គអត់ទោសឲ្យអស់
ទូលព្រះបង្គំជាខ្ញុំ ។ អស់ទូលព្រះបង្គំជាខ្ញុំនឹងធ្វើដូចពួកគេធ្វើដែរ ។" ព្រះអង្គមានព្រះរាជបន្ទូលថា៖
"អញអត់ទោសឲ្យពួកអ្នក ។" ពួកគេខ្លះលឿនត្របាញ់ជើង ពួកគេខ្លះទៀតមិនចេញពីកន្លែងទេដូច
គ្រាដំបូង ។

فَذَلِكَ قَوْلُهُ: ﴿وَلَوْ رُدُّوا لَعَادُوا لِمَا نُهُوا عَنْهُ وَإِنَّهُمْ لَكَاذِبُونَ﴾. (الرهان في تفسير القرآن - الجزء ١ - الصفحة : ٢١١ الحديث :

قَدْ خَسِرَ الَّذِينَ كَذَّبُوا بِلِقَاءِ اللَّهِ حَتَّىٰ إِذَا جَاءَتْهُمْ السَّاعَةُ بَغْتَةً قَالُوا يَحْسِرْتُنَا عَلَىٰ مَا فَرَطْنَا فِيهَا وَهُمْ يَحْمِلُونَ أَوْزَارَهُمْ عَلَىٰ ظُهُورِهِمْ ۗ أَلَا سَاءَ مَا يَزِرُونَ ﴿٣١﴾

៣១. វិនាសលើជនានុជនណាដែលបដិសេធការជួបអស់ឡោះហ្ន៎ ។ លុះពេលវេលាមកដល់យ៉ាងទាន់ហាន់ ពួកគេនឹងថា៖ "យើងស្តាយណាស់ដែលបានធ្វេសប្រហែសរឿងនោះ!" ពួកគេនឹងលីអម្រែក [បាប]ពួកគេលើខ្នងពួកគេ ។ អប្រិយមែនអម្រែកដែលពួកគេលីអែកនោះ ។

وَمَا الْحَيَاةُ الدُّنْيَا إِلَّا لَعِبٌ وَلَهْوٌ وَلَلْآخِرَةُ خَيْرٌ لِّلَّذِينَ يَتَّقُونَ ۗ أَفَلَا تَعْقِلُونَ ﴿٣٢﴾

៣២. ជីវិតលោកនេះ (គឺភាពមិនបិតថេរ) គ្រាន់តែជាល្បែងនិងការភ្លើតភ្លើន ។ [រីឯ]ជម្រកលោកមុខ (គឺភាពបិតថេរ) ប្រសើរជាងសម្រាប់ជនានុជនណាដែលខ្លាចក្រែង[អស់ឡោះហ្ន៎] ។ ពួកអ្នកមិនយល់ទេ ?

អធិប្បាយអាយ៉ាស្ត ៣១-៣២

6/31-32/1 [...] រាយការណ៍មកពី អាថ្មី សាមីដ្ឋ តមកពីព្រះសាស្តា عليه السلام ដែលមានព្រះវចនៈអំពី អាយ៉ាស្តនេះ (៣១) ថា៖ "ជនភ្លើងនរកនឹងស្គាល់ឋានៈ[របស់អ្នកមានសទ្ធាជ្រះថ្លា]នៅក្នុងឋានសួរ [ពួកគេនឹងបានជោគជ័យដែរ បើពួកគេបានជឿស៊ីបចិត្តនោះ:] ។ ដូច្នោះពួកគេនឹងថា៖ "[៦:៣១] យើងស្តាយណាស់" (Majma' al-Bayan : 4 : 453)**

قَدْ نَعْلَمُ إِنَّهُ لَيَحْزَنُكَ الَّذِي يَقُولُونَ فَإِنَّهُمْ لَا يُكَذِّبُونَكَ وَلَٰكِنَّ الظَّالِمِينَ بَيَّاتٍ بِاللهِ يَجْحَدُونَ ﴿٣٣﴾

៣៣. [ម្ចាស់សាស្តាអើយ] យើងដឹងថាអ្វីដែលពួកគេនិយាយនោះធ្វើឲ្យអ្នកសោកសៅ ។ ពួកគេមិនប្រមាថអ្នកថាភូតភរទេ តែពួកទុច្ចរិតបដិសេធបណ្តាព្រះសញ្ញា[និងបណ្តាព្រះឱង្ការ]របស់អស់ឡោះហ្ន៎ ។

وَلَقَدْ كُذِّبَتْ رُسُلٌ مِّن قَبْلِكَ فَصَبَرُوا عَلَىٰ مَا كُذِّبُوا وَأَوْدُوا حَتَّىٰ أَتَاهُمْ نَصْرُنَا وَلَا مُبَدِّل لِكَلِمَاتِ اللَّهِ وَلَقَدْ جَاءَكَ مِن نَّبَايِ الْمُرْسَلِينَ ﴿٣٤﴾

៣៤. បណ្តាព្រះសាសនៈទូតមុនអ្នកត្រូវគេប្រមាថថាភូតភរ ។ តែពួកគេបានអត់ទ្រាំនឹងការប្រទូសប្រឆាំងនិងការធ្វើបាបលុះជំនួយយើងបានមកដល់ពួកគេ ។ ពុំមានអ្នកណាអាចផ្លាស់ប្តូរព្រះបន្ទូលអស់ឡោះហ្ន៎បានឡើយ ។ ដំណឹងបណ្តាព្រះសាសនៈទូតបានមកដល់អ្នកហើយ ។

អធិប្បាយអាយ៉ាស្ត ៣៣-៣៤

١/٣٤-٣٣/٦ مُحَمَّدٌ بْنُ يَحْيَى عَنْ أَحْمَدَ بْنِ مُحَمَّدٍ عَنِ الْحُسَيْنِ بْنِ سَعِيدٍ عَنِ النَّضْرِ بْنِ سُؤَيْدٍ عَنْ مُحَمَّدِ بْنِ أَبِي حَمْرَةَ عَنْ يَعْقُوبَ بْنِ شُعَيْبٍ عَنْ عِمْرَانَ بْنِ مِيثَمٍ عَنْ أَبِي عَبْدِ اللَّهِ (عليه السلام) قَالَ قَرَأَ رَجُلٌ عَلَى أَمِيرِ الْمُؤْمِنِينَ (عليه السلام) ﴿فَإِنَّهُمْ لَا يُكَذِّبُونَكَ وَ لَكِنَّ الظَّالِمِينَ بآياتِ اللَّهِ يَخْتَدُونَ﴾ فَقَالَ بَلَى وَاللَّهِ لَقَدْ كَذَّبُوهُ أَشَدَّ التَّكْذِيبِ وَ لَكِنَّهَا مُحَقَّقَةٌ لَا يَأْتُونَ بِبَاطِلٍ يُكْذِّبُونَ بِهِ حَقَّكَ. (الكافي - الجزء : ٨ : صفحة : ٢٠٠ : حديث : ٢٤١)

6/33-34/1 [...] អ៊ីមរ៉ន ប៊ិន ម៉ែស្វា បានថា អាធូ អាប់ខុលឡោះហ្គា ^{صلوات الله عليه والسلم} មានវចនៈថាបុរសម្នាក់បាន សូត្រឲ្យអាមីរុល-មុមីនីន ^{صلوات الله عليه والسلم} ស្តាប់អាយ៉ាស្ត [៦:៣៣] យើងដឹងថាអ្វីដែលពួកគេនិយាយធ្វើឲ្យអ្នក សោកសៅ ។ ពួកគេមិនប្រមាថអ្នកថាភូតករទេ តែពួកទុច្ចរិតបដិសេធបណ្តាព្រះសញ្ញារបស់ អល់ឡោះហ្គា ។ ព្រះអង្គ ^{صلوات الله عليه والسلم} មានវចនៈថា៖ "មែន សូមស្រឡាចនឹងអល់ឡោះហ្គា ^{عجل} ពួកគេបានប្រទូស ប្រឆាំងព្រះអង្គ ^{صلوات الله عليه والسلم} ដាច់អហង្ការតែ[ពួកគេបាន]លាក់បាំង ។ [ន័យរបស់] ពួកគេមិនប្រមាថអ្នកថាភូតករ ទេ គឺពួកគេមិនអាចនាំមកនូវចម្លើយជំទាស់បានទេដើម្បីថាការពិតរបស់អ្នក ^{صلوات الله عليه والسلم} នោះជាការភូតករ ។" (الكافي : 8 / 200 / 241)

٢/٣٤-٣٣/٦ وَ عَنْهُ: عَنْ مُحَمَّدِ بْنِ الْحُسَيْنِ وَ عَمْرٍو، عَنْ سَهْلِ، عَنْ مُحَمَّدِ بْنِ عَيْسَى وَ مُحَمَّدِ بْنِ يَحْيَى وَ مُحَمَّدِ بْنِ الْحُسَيْنِ، جَمِيعاً عَنْ مُحَمَّدِ بْنِ سِنَانٍ، عَنْ إِسْمَاعِيلِ بْنِ جَابِرٍ وَ عَبْدِ الْكَرِيمِ بْنِ عَمْرٍو، عَنْ عَبْدِ الْحَمِيدِ بْنِ أَبِي الدَّيْلَمِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) فِي قَوْلِهِ عَزَّ وَ جَلَّ: ﴿فَإِنَّهُمْ لَا يُكَذِّبُونَكَ وَ لَكِنَّ الظَّالِمِينَ بآياتِ اللَّهِ يَخْتَدُونَ﴾: «وَ لَكِنَّهُمْ يَخْتَدُونَ بِغَيْرِ حُجَّةٍ لَهُمْ». (البرهان في تفسير القرآن - الجزء : ٢ : صفحة : ٤١٤ : الحديث : ٩٩ / ٣٤٥٢ ، الكافي - الجزء : ١ : صفحة : ٢٣٣ : الحديث : ٣)**

6/33-34/2 [...] អាប់ខុល ហ្គាមីដូ ប៊ិន អាធូ អាល់-ដៃឡា បានរាយការណ៍តមកពី អាធូ អាប់ខុលឡោះហ្គា ^{صلوات الله عليه والسلم} ដែលមានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្គា ^{عجل} [៦:៣៣] ពួកគេមិនប្រមាថអ្នកថា ភូតករទេ តែពួកទុច្ចរិតបដិសេធបណ្តាព្រះសញ្ញារបស់អល់ឡោះហ្គា ថា៖ "ពួកគេច្រានចោលដោយគ្មាន មូលហេតុ ។" (الكافي : 1 / 233 / 3)

٣/٣٤-٣٣/٦ عَنِ الْحُسَيْنِ بْنِ الْمُنْذِرِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) فِي قَوْلِهِ ﴿فَإِنَّهُمْ لَا يُكَذِّبُونَكَ﴾. قَالَ: «لَا يَسْتَطِيعُونَ إِبْطَالَ قَوْلِكَ». (تفسير العياشي 1/ 21 : 359)**

6/33-34/3 រាយការណ៍មកពី អាល់-ហ្គាសែន ប៊ិន មុនស្មៀរ តមកពី អាធូ អាប់ខុលឡោះហ្គា ^{صلوات الله عليه والسلم} ដែល មានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្គា ^{عجل} [៦:៣៣] ពួកគេមិនប្រមាថអ្នកថាភូតករទេ ថា៖ "ពួកគេមិន មានសមត្ថភាពធ្វើឲ្យសម្តីអ្នក ^{صلوات الله عليه والسلم} ទៅជាមោឃៈទេ ។" (تفسير العياشي 1 : 21 / 359)

٤/٣٤-٣٣/٦ ابْنُ بَابُوَيْهٍ، قَالَ: حَدَّثَنِي أَبِي، عَنْ عَلِيِّ بْنِ أَحْمَدَ بْنِ قُتَيْبَةَ، عَنْ حَمْدَانَ بْنِ سُلَيْمَانَ، عَنْ نُوحِ بْنِ شُعَيْبٍ، عَنْ مُحَمَّدِ بْنِ إِسْمَاعِيلَ، عَنْ صَالِحٍ، عَنْ عَلْقَمَةَ، عَنْ أَبِي عَبْدِ اللَّهِ الصَّادِقِ (عَلَيْهِ السَّلَامُ) قَالَ: قَالَ لِي: «أَمْ لَمْ يَنْسُبُوهُ - يَعْنِي رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) - إِلَى الْكُذْبِ فِي قَوْلِهِ إِنَّهُ رَسُولٌ مِنَ اللَّهِ إِلَيْهِمْ، حَتَّى أَنْزَلَ اللَّهُ عَزَّ وَ جَلَّ: ﴿وَ لَقَدْ كُذِّبَتْ رُسُلٌ مِنْ قَبْلِكَ فَصَبَرُوا عَلَى مَا كُذِّبُوا وَ أُوذُوا حَتَّى أَتَاهُمْ نَصْرُنَا﴾». (البرهان في تفسير القرآن - الجزء : ١ - الجزء : ٢ : صفحة : ١٥٠ : الحديث : ٩٩ / ٣٤٥٧ ، الأمالي - الجزء : ١ : صفحة : ٩٢ : الحديث : ٣)**

6/33-34/4 [...] អាល់ក្លីម៉ាស្តបានរាយការណ៍តមកពី អាធូ អាប់ខុលឡោះហ្គា អាល់-ស្វីឌីក្លី ^{صلوات الله عليه والسلم} ថា ព្រះអង្គ ^{صلوات الله عليه والسلم} បានប្រាប់ខ្ញុំថា៖ "តើពួកគេមិនបានថាវិស្វលុលឡោះហ្គា ^{عجل} និយាយកុហកទេកាលព្រះអង្គ មានព្រះវចនៈថាព្រះអង្គ ^{صلوات الله عليه والسلم} ជាព្រះសាស្តា ^{صلوات الله عليه والسلم} ដែលអល់ឡោះហ្គា ^{عجل} បញ្ជូនមករកពួកគេ ទាល់តែ

مَعْرُهَا». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤١٦ الحديث : ٩٩ / ٣٤٦١ ، تفسير القمّي - الجزء : ١ صفحة : ١٩٨)**

6/35-37/1 អាល់ ប៊ីន អ៊ីបរហ៊ូម បានរាយការណ៍ថា អាហ្វិ អាល់-យ៉ាវដូ បានរាយការណ៍តមកពី អាហ្វិ យ៉ាក្កហ្វារ^{صلوات الله عليه والسلام} ដែលមានចែន:អំពីព្រះបន្ទូលអល់ឡោះហ្វ្លា [៦:៣៧] អល់ឡោះហ្វ្លាមានព្រះមហិទ្ធិបូទ្វិ ដាក់សញ្ញាមួយមក ថា: "អស់លោកនឹងបានឃើញព្រះសញ្ញានាអវសានកាល ។ ក្នុងបណ្តាព្រះសញ្ញា ទាំងនោះមាន លោកិយចរក (លោ កី ច: រ: ក: គឺមនុស្សអ្នកដើរលើផែនដី (أَرْضِ الْبَرِّ)، អាល់- ដ្យាច្ចុយ៉ាល់, អ៊ីសា^{صلى الله عليه وسلم} ប៊ីន ម៉ារយ៉ា^{صلى الله عليه وسلم} នឹងចុះមកវិញ, ថ្ងៃនឹងរះពីទិសខាងលិច ។" (تفسير القمي 1: 198)

*6/37-35/2 2/37-30/6 ٢/٣٧-٣٠/٦ عَلِيُّ بْنُ إِبْرَاهِيمَ، قَالَ: وَ فِي رِوَايَةِ أَبِي الْحَارُودِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ ﴿وَ إِنْ كَانَ كَبُرَ عَلَيْكَ إِعْرَاضُهُمْ﴾. قَالَ: «كَانَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) يُحِبُّ إِسْلَامَ الْحَارِثِ بْنِ عَامِرِ بْنِ نَوْفَلِ بْنِ عَبْدِ مَنَافٍ، دَعَاهُ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) وَ جَهَدَ بِهِ أَنْ يُسَلِمَ، فَغَلَبَ عَلَيْهِ الشَّقَاءُ، فَشَقَّ ذَلِكَ عَلَى رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ)، فَأَنْزَلَ اللَّهُ ﴿وَ إِنْ كَانَ كَبُرَ عَلَيْكَ إِعْرَاضُهُمْ﴾ إِلَى قَوْلِهِ: ﴿تَقَفَا فِي الْأَرْضِ﴾ يَقُولُ: سَرَبًا». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤١٦ الحديث : ٩٩ / ٣٤٥٨ ، تفسير القمّي - الجزء : ١ صفحة : ١٩٧)**

*6/35-37/2 អាល់ ប៊ីន អ៊ីបរហ៊ូម មានប្រសាសន៍ថា អាហ្វិ អាល់-យ៉ាវដូ បានរាយការណ៍តមកពី អាហ្វិ យ៉ាក្កហ្វារ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអល់ឡោះហ្វ្លា [៦:៣៥] បើការច្រានចោលរបស់ពួកគេធ្វើឲ្យអ្នកពិបាក ចិត្ត ។ ព្រះអង្គ^{صلوات الله عليه والسلام} មានចែន:ថា: "វិស្វលុលឡោះហ្វ្លា^{صلى الله عليه وسلم} ចង់ឲ្យ អាល់-ហ្វារីស្ទ ប៊ីន អ្យាមៀរ ប៊ីន ណៅហ្វាល់ ប៊ីន អ្យុប៊ុន ម៉ាណាហ្វា ព្រមចូលសាសនាអ៊ីស្លាមណាស់ ។ ព្រះអង្គ^{صلى الله عليه وسلم} ព្យាយាមបបូលគាត់ ទៅជាមុស្លីម ។ តែណៅហ្វាល់លង់ចិត្តទៅក្នុងទុច្ចរិត ។ វិស្វលុលឡោះហ្វ្លា^{صلى الله عليه وسلم} សោកស្តាយណាស់ ។ ដូច្នោះអល់ឡោះហ្វ្លា^{صلى الله عليه وسلم} បានបើកឲ្យដឹងថា: [៦:៣៥] បើការច្រានចោលរបស់ពួកគេធ្វើឲ្យអ្នកពិបាកចិត្ត ដល់ព្រះបន្ទូលព្រះអង្គ^{صلى الله عليه وسلم} រងក្នុងដី ។ ព្រះអង្គ^{صلى الله عليه وسلم} មានព្រះរាជបន្ទូលថា: "ផ្លូវរងក្នុងដី ។" (تفسير القمي 1: 197)

وَمَا مِنْ دَابَّةٍ فِي الْأَرْضِ وَلَا طَيْرٍ يَطِيرُ بِجَنَاحَيْهِ إِلَّا أُمَمٌ أَمْثَالُكُمْ مَا فَرَّطْنَا فِي الْكِتَابِ مِنْ شَيْءٍ ثُمَّ إِلَى رَبِّهِمْ يُحْشَرُونَ ﴿٣٨﴾

៣៨. ពុំមានទេសត្វ[ដែលដើរ]នៅលើផែនដី សត្វបក្សីដែលហើរដោយស្លាប ដែលមិនរស់នៅជា សហគមន៍ដូចពួកអ្នកដែរនោះ ។ យើងមិនបានឆ្កោយភ្លេចអ្វីមួយឡើយនៅក្នុងព្រះគម្ពីរ ។ ពួកគេនឹង ត្រូវប្រមូលទៅឯម្ចាស់ពួកគេវិញ ។

وَالَّذِينَ كَذَّبُوا بِآيَاتِنَا صُومًا وَبُكْمًا فِي الظُّلُمَاتِ مَنْ يَشَاءِ اللَّهُ يُضِلَّهُ وَمَنْ يَشَاءِ يُجْعَلْهُ عَلَى صِرَاطٍ مُسْتَقِيمٍ ﴿٣٩﴾

៣៩. បណ្តាអ្នកដែលបដិសេធបណ្តាព្រះសញ្ញាយើង[និងឱង្ការយើង]ជាមនុស្សថ្លង់និងគ [ព្រោះពួកគេ ផ្សងខ្លួន]នៅក្នុងភាពងងឹត[នៃបាបកម្មនិងអំពើទុច្ចរិតយ៉ាងមាន:] ។ អល់ឡោះហ្វ្លាចង់ឲ្យអ្នកណាមួយ រង្វេងស្រេចតែលើព្រះអង្គ (គឺមិនអនុលោម) ព្រះអង្គចង់ឲ្យអ្នកណាមួយនៅលើមាគ៌ាត្រង់ត្រូវស្រេចតែ លើព្រះអង្គ ។

قُلْ أَرَأَيْتَكُمْ إِنْ أَتَاكُمْ عَذَابُ اللَّهِ أَوْ أَتَتْكُمْ السَّاعَةُ أَغَيْرَ اللَّهِ تَدْعُونَ إِنْ كُنْتُمْ صَادِقِينَ ﴿٤٠﴾

៤០. ចូរអ្នកថា៖ "តើអស់លោកយល់ដូចម្តេចបើព្រះទណ្ឌកម្មរបស់អស់ឡោះហ្ន៎ពើបពះលើអស់លោក ឬពេលវេលាមកដល់អស់លោក ។ អស់លោកនឹងប្លែងស្លូតផ្សេងពីអស់ឡោះហ្ន៎ឬ បើអស់លោកត្រឹម ត្រូវមែននោះ ?"

بَلْ إِيَّاهُ تَدْعُونَ فَيَكْشِفُ مَا تَدْعُونَ إِلَيْهِ إِنْ شَاءَ وَتَنْسَوْنَ مَا تُشْرِكُونَ ﴿٤١﴾

៤១. ព្រះអង្គទេដែលពួកអ្នកគប្បីប្លែងស្លូត ។ ព្រះអង្គនឹងលុបបំបាត់អ្វីដែលពួកអ្នកប្លែងស្លូតសូមព្រះអង្គ បើព្រះអង្គចង់ ហើយពួកអ្នកនឹងភ្លេចអ្វីដែលពួកអ្នកបានយកមកផ្គុំផ្សំហ៊ុនហាយ (គឺបណ្តារូបបដិមាដែល ពួកអ្នកបានតាំងជាដៃគូជាមួយអស់ឡោះហ្ន៎) ។

وَلَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِّن قَبْلِكَ فَأَخَذْنَاهُم بِالْبَأْسَاءِ وَالضَّرَّاءِ لَعَلَّهُمْ يَتَضَرَّعُونَ ﴿٤٢﴾

៤២. ពិតណាស់យើងបានចាត់បញ្ជូន[បណ្តាសាស្ត្រា]ទៅរកបណ្តាសហគមន៍កាលពីមុនអ្នក ។ ហើយ [សហគមន៍ខ្លះនៃសហគមន៍ទាំងនោះដែលបានប្រឆាំងបណ្តាសាស្ត្រា] យើងបានធ្វើឲ្យពួកគេរងគ្រោះ កាចនិងទុក្ខវេទនា ដើម្បីនឹងឲ្យពួកគេដាក់ខ្លួន (គឺកែខ្លួន) ។

فَلَوْلَا إِذْ جَاءَهُمْ بَأْسُنَا تَضَرَّعُوا وَلَكِن قَسَتْ قُلُوبُهُمْ وَزَيَّنَ لَهُمُ الشَّيْطَانُ مَا كَانُوا يَعْمَلُونَ ﴿٤٣﴾

៤៣. ហេតុអ្វីពួកគេ (គឺពួកទុច្ចរិតទទឹងរឹងរូស) មិនព្រមដាក់ខ្លួន [មិនព្រមអង្វររករយើង] ពេលទណ្ឌកម្ម យើងពើបពះលើពួកគេ ? តែបេះដូង (ដូងចិត្ត) ពួកគេរឹង [ដោយសារតែបាបកម្ម] ស្មែត្តនបានធ្វើឲ្យពួក គេឃើញបណ្តាទង្វើពួកគេថាឃ្ន (ឲ្យពួកគេឃើញប្រការអាក្រក់ថាត្រឹមត្រូវ) ។

អធិប្បាយអាយ៉ាស់ ៣៨-៤៣

١/٤٣-٣٨/٦ أبو مُحَمَّدٍ الْقَاسِمِ بْنِ الْعَلَاءِ رَحِمَهُ اللَّهُ رَفَعَهُ عَنْ عَبْدِ الْعَزِيزِ بْنِ مُسْلِمٍ قَالَ كُنَّا مَعَ الرَّضَا (عليه السلام) بِمَكَّةَ فَاجْتَمَعْنَا فِي الْجَامِعِ يَوْمَ الْجُمُعَةِ فِي بَدْءِ مُقَدِّمِنَا فَأَذَاوَا أَمْرَ الْإِمَامَةِ وَ ذَكَرُوا كَثْرَةَ اخْتِلَافِ النَّاسِ فِيهَا فَدَخَلْتُ عَلَى سَيِّدِي (عليه السلام) فَأَعْلَمْتُهُ حَوْضَ النَّاسِ فِيهِ فَتَبَسَّمَ (عليه السلام) ثُمَّ قَالَ يَا عَبْدَ الْعَزِيزِ جَهْلَ الْقَوْمِ وَ خُدِعُوا عَنْ أَرْأَيْهِمْ

6/38-43/1 ទទួលបានពី អាប់ខ្នុល អ៊ុស្វ័ស ប៊ិន មុស្វ័ម ដែលបានថាខ្ញុំបាននៅជុំជាមួយ អាល់- រីដ្ឋី صلوات الله عليه والسلم នៅឯស្រុកម៉ារូ នៅក្នុងម៉ាស់យ្វីជូកណ្តាល ក្នុងថ្ងៃសុក្រ ពេលយើងទើបមកដល់ ។ ពួកគេបានជុំ គ្នានិយាយអំពីរឿងអ៊ីម៉ាម៉ាស់ ។ មានការទាស់គំនិតគ្នាយ៉ាងច្រើនក្នុងចំណោមមនុស្សពាក់ព័ន្ធនឹងរឿង នេះ ។ ខ្ញុំក៏បានមកជួបព្រះបរមគ្រូ صلوات الله عليه والسلم ខ្ញុំប្រាប់រឿងប្រជារាស្ត្រឈ្មោះប្រកែកគ្នាអំពីរឿងនេះ ។ ព្រះអង្គ បានឮញឹមដាក់ខ្ញុំហើយមានវចនៈថា៖ "អាប់ខ្នុល អ៊ុស្វ័សអីយ! មនុស្សមិនដឹងអ្វីទេ ហើយត្រូវ មតិខ្លួនឯងបោកបញ្ឆោត ។

إِنَّ اللَّهَ عَزَّ وَ جَلَّ لَمْ يُبْغِضْ نَبِيَّهُ (صلى الله عليه و آله) حَتَّىٰ أَكْمَلَ لَهُ الدِّينَ وَ أَنْزَلَ عَلَيْهِ الْقُرْآنَ فِيهِ تَبَيَّنَ كُلُّ شَيْءٍ بَيِّنٍ فِيهِ الْحَلَالُ وَ الْحَرَامُ وَ الْحُدُودُ وَ الْأَحْكَامُ وَ جَمِيعَ مَا يَخْتِاجُ إِلَيْهِ النَّاسُ كَمَلًا فَقَالَ عَزَّ وَ جَلَّ ﴿مَا فَرَطْنَا فِي الْكِتَابِ مِنْ شَيْءٍ﴾ وَ أَنْزَلَ فِي حُجَّةِ

الْوَدَاعِ وَ هِيَ آخِرُ عُمْرِهِ (صلى الله عليه وآله) ﴿الْيَوْمَ اكْمَلْتُ لَكُمْ دِينَكُمْ وَ اَتَمَمْتُ عَلَيْكُمْ نِعْمَتِي وَ رَضِيْتُ لَكُمُ الْإِسْلَامَ دِينًا﴾ وَ أَمْرُ
الإِمَامَةِ مِنْ تَمَامِ الدِّينِ

អាល់ឡោះហ្ន៎មិនឲ្យព្រះសាស្តា^{សលាតលាស្តា}ព្រះអង្គ^{សលាតលាស្តា}ចូលទិវង្គតទេ ដរាបណាព្រះអង្គ^{សលាតលាស្តា}មិនទាន់បានបង្រៀម
ព្រះសាសនាព្រះអង្គ^{សលាតលាស្តា}ឲ្យព្រះសាស្តា^{សលាតលាស្តា} [មិនទាន់បាន]បើកឲ្យព្រះអង្គ^{សលាតលាស្តា}ដឹងគួរអានដោយមានការ
អធិប្បាយបំភ្លឺសព្វគ្រប់នៅក្នុងនោះ ពាក់ព័ន្ធនឹងអ្វីដែលគេអនុញ្ញាតនិងអ្វីដែលគេហាម ពាក់ព័ន្ធនឹង
ខណ្ឌសីមា (ច្បាប់សាសនា) ពាក់ព័ន្ធនឹងបទបញ្ញត្តិ និង[មិនទាន់បានប្រទានឲ្យព្រះអង្គ^{សលាតលាស្តា}នូវ]សព្វ
សារពើរទាំងអស់ដែលមនុស្សអាចត្រូវការពីព្រះអង្គ^{សលាតលាស្តា}ទេនោះ ។ ព្រះដ៏មានព្រះមហិទ្ធិបូទិ៍ ព្រះដ៏មហា
រុងរឿង មានព្រះរាជបន្ទូលថា៖ [៦:៣៨] យើងមិនបានឆ្លោយភ្លេចអ្វីមួយឡើយនៅក្នុងព្រះគម្ពីរ ។
ហើយព្រះអង្គ^{សលាតលាស្តា}បានបើកឲ្យដឹងនៅក្នុងពេលបំពេញពិធីហាចូលាគ្នា ។ នេះគឺនៅពេលចុងក្រោយនៃ
ជីវិតព្រះអង្គ^{សលាតលាស្តា} [៥:៣] ថ្ងៃនេះអញបានធ្វើឲ្យសាសនាពួកអ្នកសុក្រិតឥតខ្ចោះសម្រាប់ពួកអ្នក បាន
បង្រៀមឧបការធម៌អញលើពួកអ្នក ហើយអញបានជ្រើសយកអ៊ីស្លាមជាសាសនាសម្រាប់ពួកអ្នក ។ រឿង
អ៊ីម៉ាម៉ាស៊ុនជាការបង្រៀមព្រះសាសនាឲ្យពេញលេញបរិបូរ ។

وَ لَمْ يَمْضِ (صلى الله عليه وآله) حَتَّى بَيَّنَّ لِأُمَّتِهِ مَعْلَمَ دِينِهِمْ وَ أَوْضَحَ لَهُمْ سَبِيلَهُمْ وَ تَرَكَهُمْ عَلَى قَصْدِ سَبِيلِ الْحَقِّ وَ أَقَامَ لَهُمْ عَلِيًّا (عليه
السلام) عَلِمًا وَ إِمَامًا وَ مَا تَرَكَ لَهُمْ شَيْئًا يَخْتَاجُ إِلَيْهِ الْأُمَّةُ إِلَّا بَيْنَهُ فَمَنْ زَعَمَ أَنَّ اللَّهَ عَزَّ وَ جَلَّ لَمْ يُكْمِلْ دِينَهُ فَقَدْ رَدَّ كِتَابَ اللَّهِ وَ مَنْ رَدَّ
كِتَابَ اللَّهِ فَهُوَ كَافِرٌ بِهِ.

វិស្វលុលឡោះហ្ន៎មិនចាកចោលលោកនេះទេ ដរាបណាព្រះអង្គ^{សលាតលាស្តា}មិនទាន់បានអធិប្បាយបំភ្លឺរឿង
សព្វគ្រប់របស់សាសនាឲ្យសហគមន៍ព្រះអង្គ^{សលាតលាស្តា}ជ្រាបសិនទេនោះ ហើយមិនទាន់បានបញ្ជាក់មាតិកាឲ្យ
ពួកគេ មុនចោលពួកគេឲ្យប្រឈមនឹងព្រះមាតិកាពិតសិនទេនោះ ។ ព្រះអង្គ^{សលាតលាស្តា}បានតែងតាំងអាល្លូលី^{សលាតលាស្តា}
ឲ្យពួកគេជាអ្នកចេះដឹងនិងជាអ៊ីម៉ា^{សលាតលាស្តា} ។ ព្រះអង្គ^{សលាតលាស្តា}មិនចោលអ្វីមួយឡើយដែលសហគមន៍អាចត្រូវ
ការពីព្រះអង្គ^{សលាតលាស្តា} ព្រះអង្គ^{សលាតលាស្តា}បានអធិប្បាយបំភ្លឺទាំងអស់នោះស្រេចហើយ ។ ដូច្នេះបុគ្គលណាអះអាង
ថាអាល់ឡោះហ្ន៎មិនបានបង្រៀមព្រះសាសនាព្រះអង្គ^{សលាតលាស្តា}ទេ បុគ្គលនោះបដិសេធព្រះគម្ពីរអាល់ឡោះហ្ន៎
អ្នកណាបដិសេធព្រះគម្ពីរអាល់ឡោះហ្ន៎ អ្នកនោះមិនជឿព្រះគម្ពីរអាល់ឡោះហ្ន៎ទេ ។"

هَلْ يَعْرِفُونَ قَدْرَ الْإِمَامَةِ وَ مَحَلَّهَا مِنَ الْأُمَّةِ فَيَجُوزَ فِيهَا اخْتِيَارُهُمْ؟ إِنَّ الْإِمَامَةَ أَجَلٌ قَدْرًا، وَ أَعْظَمُ شَأْنًا، وَ أَعْلَى مَكَانًا، وَ أَمْنَعُ جَانِبًا، وَ
أَبْعَدُ عَوْرًا مِنْ أَنْ يَبْلُغَهَا النَّاسُ بِعُقُوبِهِمْ، أَوْ يَنَالُوهَا بِأَرَائِهِمْ، أَوْ يُقِيمُوا إِمَامًا بِاخْتِيَارِهِمْ. (الكافي - الجزء ١ : صفحة : ١٩٨ حديث :

តើពួកគេស្គាល់តម្លៃនិងឋានៈរបស់អ៊ីម៉ាម៉ាស៊ុនទៅនៅក្នុងសហគមន៍ តើគេអនុញ្ញាតឲ្យអាចជ្រើសរើស
អ៊ីម៉ាម៉ាស៊ុនដោយខ្លួនឯងទេ? អ៊ីម៉ាម៉ាស៊ុនមានតម្លៃខ្ពង់ខ្ពស់បំផុត រុងរឿងបំផុត មានឋានៈថ្កុំថ្កើង មិន
អាចទាត់ចោលបានទេ ។ អ៊ីម៉ាម៉ាស៊ុនជ្រៅណាស់សម្រាប់មនុស្ស ពុំអាចចាប់បានដោយប្រើប្រាញារិះ
គិតទេ ឬដោយយោបល់ខ្លួនឯង ឬដោយសជ្រើសរើសអ៊ីម៉ាម៉ាស៊ុនដោយចិត្តឯង ។" (الكافي 1/198 : 1) 28:66-69

٢/٤٣-٣٨/٦ ثُمَّ قَالَ عَلِيُّ بْنُ إِبْرَاهِيمَ: حَدَّثَنَا أَحْمَدُ بْنُ مُحَمَّدٍ، قَالَ: حَدَّثَنَا جَعْفَرُ بْنُ عَبْدِ اللَّهِ، قَالَ: حَدَّثَنَا كَثِيرُ بْنُ عَبْدِ اللَّهِ، عَنْ أَبِي
الْجَاوِدِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) فِي قَوْلِهِ تَعَالَى ﴿الَّذِينَ كَذَّبُوا بِآيَاتِنَا صُمٌّ وَ بُكْمٌ﴾. يَقُولُ: «صُمٌّ عَنِ الْهَدْيِ، وَ بُكْمٌ لَا يَتَكَلَّمُونَ
بِحَيْرٍ ﴿فِي الظُّلُمَاتِ﴾ يَعْنِي ظُلُمَاتِ الْكُفْرِ ﴿مَنْ يَشَأْ اللَّهُ يُضِلَّهُ وَ مَنْ يَشَأْ يُجْعَلْهُ عَلَى صِرَاطٍ مُسْتَقِيمٍ﴾ وَ هُوَ رَدٌّ عَلَى قَدْرِيَّةِ هَذِهِ

الْأُمَّةِ، يَحْشُرُهُمُ اللَّهُ يَوْمَ الْقِيَامَةِ مَعَ الصَّابِرِينَ وَ النَّصَارَى وَ الْمَجُوسِ فَيَقُولُونَ: ﴿وَ اللَّهُ رَبُّنَا مَا كُنَّا مُشْرِكِينَ﴾

6/38-43/2 [...] អាប៊ូ យ៉ាក្កុហ្វារ^{صلوات الله عليه والسلام} មានវចនៈអំពីព្រះបន្ទូលអស់ឡោះហ្ន៎^{تعالى} [៦:៣៩] បណ្តាអ្នកដែលបដិសេធបណ្តាព្រះសញ្ញាយើងជាមនុស្សល្ងង់និងគ ថា៖ "ថ្លង់មិនពួកការដឹកនាំត្រឹមត្រូវ (ព្រះមគ្គទេសក៍ធម៌) ។ គ ពោលគឺពួកគេមិននិយាយល្អទេ ។ នៅក្នុងភាពងងឹត ភាពងងឹតនៃការបដិសេធសទ្ធា ។ អស់ឡោះហ្ន៎ចង់ឲ្យអ្នកណាមួយរង្វេងស្រេចតែលើព្រះអង្គ ព្រះអង្គចង់ឲ្យអ្នកណាមួយនៅលើផ្លូវត្រង់ត្រូវស្រេចតែលើព្រះអង្គ នេះគឺការឆ្លើយបដិសេធពួកក្នុងខ្លឹមយ៉ាស៊ុ (តាស្វៀវហ្វូ Sufism) ក្លាយមកពី អាប់ខុល-ក្លឺឡៀវ អាល-យ៉ូឡានី (عبد القادر الجيلاني) របស់សហគមន៍នេះ ។ អស់ឡោះហ្ន៎^{عجل}នឹងប្រមូលពួកគេក្នុងថ្ងៃជំនុំជម្រះជាមួយពួកស្ត្រីប៊ីអ៊ីន ពួកគ្រិស្តនិងពួកម៉ាយ៉ូស ពួកគេនឹងថា៖ "[៦:២៣] សូមស្រេចនឹងអស់ឡោះហ្ន៎ ម្ចាស់អស់ទូលព្រះបង្គំជាខ្ញុំអើយ អស់ទូលព្រះបង្គំជាខ្ញុំមិនបានជួបបង្កំហ៊ុនហាយទេ!"

يَقُولُ اللَّهُ: ﴿أَنْظُرْ كَيْفَ كَذَبُوا عَلَىٰ أَنفُسِهِمْ وَ ضَلَّ عَنْهُمْ مَا كَانُوا يَفْتُرُونَ﴾ - قَالَ - فَقَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): أَلَا إِنَّ لِكُلِّ أُمَّةٍ مَجُوسًا، وَ مَجُوسٌ هَذِهِ الْأُمَّةِ الَّذِينَ يَقُولُونَ: لَا قَدَرَ، وَ لَا يُزْعَمُونَ أَنَّ الْمَشِيئَةَ وَ الْقُدْرَةَ لِلَّهِمْ وَ لَهُمْ». (البرهان في تفسير القرآن - الجزء ٢ : صفحة ٤١٧ / الجزء ١ : صفحة ١٩٨)**

អស់ឡោះហ្ន៎^{عجل}នឹងមានព្រះរាជបន្ទូលថា៖ [៦:២៤] អ្នកមើលចុះថាពួកគេកុហកខ្លួនឯងដូចម្តេចខ្លះ អ្វីដែលពួកគេបានប្រឌិតឡើងនោះនឹងវិនាសចាកចោលពួកគេ ។ វិស្វលុលឡោះហ្ន៎^{صلوات الله عليه} មានព្រះវចនៈថា៖ "សហគមន៍នីមួយៗមានពួកម៉ាយ៉ូសមួយក្រុម ។ ពួកម៉ាយ៉ូសរបស់សហគមន៍នេះគឺពួកដែលថា៖ "មិនមានបុព្វបញ្ញត្តិទេ (គឺការសម្រេចតាំងពីដើមកំណើតមក) ពួកគេអះអាងថាព្រះចំណង់របស់អស់ឡោះហ្ន៎^{عجل}និងព្រះឥទ្ធិពល]មិនជាផលប្រយោជន៍សម្រាប់ពួកគេទេ មិនជាគុណវិបត្តិសម្រាប់ពួកគេទេ ។" (تفسير القمّي 1: 198)

٣/٤٣-٣٨/٦ عَلِيُّ بْنُ إِبْرَاهِيمَ: قَالَ: حَدَّثَنَا جَعْفَرُ بْنُ أَحْمَدَ قَالَ: حَدَّثَنَا عَبْدُ الْكَرِيمِ، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ عَلِيٍّ، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ الْقَاسِمِ، عَنْ أَبِي حَمْرَةَ، قَالَ: سَأَلْتُ أَبَا جَعْفَرٍ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ: ﴿وَ الَّذِينَ كَذَّبُوا بِآيَاتِنَا صُمٌّ وَ بُكْمٌ فِي الظُّلُمَاتِ مَنْ يَشَأُ اللَّهُ يُضِلُّهُ وَ مَنْ يَشَأُ يَجْعَلْهُ عَلَىٰ صِرَاطٍ مُسْتَقِيمٍ﴾. فَقَالَ (عَلَيْهِ السَّلَامُ): «نَزَلَتْ فِي الَّذِينَ كَذَّبُوا بِأَوْصِيَاءِهِمْ ﴿صُمٌّ وَ بُكْمٌ﴾ كَمَا قَالَ اللَّهُ ﴿فِي الظُّلُمَاتِ﴾ مَنْ كَانَ مِنْ وُلْدِ إِبْلِيسَ فَإِنَّهُ لَا يُصَدِّقُ بِالْأَوْصِيَاءِ، وَ لَا يُؤْمِنُ بِهِمْ أَبَدًا، وَ هُمُ الَّذِينَ أَضَلَّهُمُ اللَّهُ، وَ مَنْ كَانَ مِنْ وُلْدِ آدَمَ آمَنَ بِالْأَوْصِيَاءِ فَهُمْ ﴿عَلَىٰ صِرَاطٍ مُسْتَقِيمٍ﴾».

6/38-43/3 [...] អាប៊ូ ហ្គាស្យាស៊ុ បានថាខ្ញុំបានសួរ អាប៊ូ យ៉ាក្កុហ្វារ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអស់ឡោះហ្ន៎ [៦:៣៩] បណ្តាអ្នកដែលបដិសេធបណ្តាព្រះសញ្ញាយើងជាមនុស្សល្ងង់និងគ នៅក្នុងភាពងងឹត ។ អស់ឡោះហ្ន៎ចង់ឲ្យអ្នកណាមួយរង្វេងស្រេចតែលើព្រះអង្គ ព្រះអង្គចង់ឲ្យអ្នកណាមួយនៅលើមាត់ត្រង់ត្រូវស្រេចតែលើព្រះអង្គ ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "អាយ៉ាស៊ុនេះត្រូវបើកឲ្យដឹងអំពីពួកដែលបដិសេធបណ្តាអ្នកស្នង^{عليهم}របស់ព្រះអង្គ^{عليهم} ។ ពួកគេ ជាមនុស្សល្ងង់និងគ ដូចអស់ឡោះហ្ន៎^{عجل}មានព្រះបន្ទូលថា នៅក្នុងភាពងងឹត ។ បុគ្គលដែលជាសាលោហិតរបស់កូនចៅអ៊ីប្រ៊ីស^{عليه} បុគ្គលនោះមិនព្រមទទួលស្គាល់បណ្តាអ្នកស្នង^{عليهم}ទេ មិនជឿបណ្តាអ្នកស្នង^{عليهم}ជាដាច់ខាត ។ ពួកគេគឺបុគ្គលដែលអស់ឡោះហ្ន៎^{عجل}ទុកឲ្យរង្វេង ។ បុគ្គលដែលជាសាលោហិតរបស់កូនចៅអាដ្វា^{عليه}ជឿបណ្តាអ្នកស្នង^{عليهم} បុគ្គលទាំងនោះ នៅលើមាត់ត្រង់ត្រូវ ។" (تفسير القمّي 1: 199)

أَبُو الْحَسَنِ عَلِيُّ بْنُ مُحَمَّدٍ بْنِ سَيَّارٍ وَ كَانَا مِنَ الشَّيْبَعَةِ الْإِمَامِيَّةِ عَنِ أَبِيهِمَا عَنِ الْحَسَنِ بْنِ عَلِيٍّ عَنِ عَلِيِّ أَمِيرِ الْمُؤْمِنِينَ عَلَيْهِمُ السَّلَامُ: أَنَّهُ قَالَ لَهُ رَجُلٌ: فَمَا تَفْسِيرُ قَوْلِهِ - اللَّهُ؟

*6/38-43/8 នៅក្នុងសាត្រា អាល់-តៅហ្វីដូ មូហាំម៉ាដូ ប៊ិន អាល់-ក្លីស៊ីម អាល់-យូរយ៉ានី អាល់-មូហ្វាស៊ីសៀរ បាននិយាយប្រាប់យើងតមកពី អាចូ យ៉ាក្កូតូប យូសូហ្វ ប៊ិន មូហាំម៉ាដូ ប៊ិន ស្ត្រីយ៉ាដូ និង អាចូ អាល់-ហ្វាសាស អាល់ ប៊ិន មូហាំម៉ាដូ ប៊ិន សៃយ៉ាវ ដែលជាស្ត្រីអ្នកសុំ អ៊ីម៉ាមយ៉ាសូ តមកពីឪពុករបស់អស់លោក តមកពី អាល់-ហ្វាសាស صلوات الله عليه والسلام ប៊ិន អាល់ صلوات الله عليه والسلام តមកពី អាល់ صلوات الله عليه والسلام អាមីរុល-មុមីនីន صلوات الله عليه والسلام ថាបុរសម្នាក់បានទូលព្រះអង្គ صلوات الله عليه والسلام ថា៖ "តើគេបកប្រែព្រះរាជបន្ទូលរបស់ព្រះអង្គ صلوات الله عليه والسلام "អស់ឡោះហ្ន៎" ថាអ្វី ?"

فَقَالَ هُوَ الَّذِي يَتَأَلَّهُ إِلَيْهِ عِنْدَ الْحَوَائِجِ وَ الشَّدَائِدِ كُلُّ مَخْلُوقٍ عِنْدَ انْقِطَاعِ الرَّجَاءِ مِنْ جَمِيعِ مَنْ دُونَهُ، وَ تَقَطُّعِ الْأَسْبَابِ مِنْ كُلِّ مَنْ سِوَاهُ، وَ ذَلِكَ أَنَّ كُلَّ مُتَرَأْسٍ فِي هَذِهِ الدُّنْيَا وَ مُتَعَطِّمٍ فِيهَا وَ إِنَّ عَظْمَ غِنَاهُ وَ طُعْيَانَهُ وَ كَثْرَتِ حَوَائِجِ مَنْ دُونَهُ إِلَيْهِ، فَإِنَّهُمْ سَيَحْتَاجُونَ حَوَائِجَ لَا يَقْدِرُ عَلَيْهَا، هَذَا الْمُتَعَاطِمُ.

ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "ព្រះអង្គ صلوات الله عليه والسلام គឺអ្នកដែលគ្រប់សត្វលោកមករក នៅក្នុងពេលចាំបាច់និងក្នុងពេលលំបាក នៅក្នុងពេលបាត់បង់សង្ឃឹមពីសត្វលោកទាំងអស់ក្រៅពីព្រះអង្គ صلوات الله عليه والسلام ក្នុងពេលត្រូវផ្តាច់លទ្ធភាពពីអស់បុគ្គលផ្សេងពីព្រះអង្គ صلوات الله عليه والسلام ។ គ្រប់មេដឹកនាំនៅក្នុងលោកនេះ គ្រប់បុគ្គលធំដុំនៅក្នុងលោកនេះ ទោះបីមានទ្រព្យសម្បត្តិមហាសាលក្តី ទោះបីសម្បូរអំណាចក្តី ទោះបីអស់បុគ្គលក្រៅពីខ្លួនដែលនៅក្នុងសេចក្តីត្រូវការច្រើនសន្ធឹកសន្ធាប់បែរមករកខ្លួនក្តី អស់បុគ្គលទាំងនោះនៅក្នុងសេចក្តីត្រូវការដែលអស់អ្នកធំដុំទាំងនេះពុំអាចផ្តល់ឲ្យបានទេ ។

وَ كَذَلِكَ هَذَا الْمُتَعَاطِمُ يَحْتَاجُ حَوَائِجَ لَا يَقْدِرُ عَلَيْهَا فَيَنْقَطِعُ إِلَى اللَّهِ عِنْدَ ضَرُورَتِهِ وَ فَاقِيهِ حَتَّى إِذَا كَفَى هُمَهُ عَادَ إِلَى شِرْكِهِ أَمَا تَسْمَعُ اللَّهُ عَزَّ وَ جَلَّ يَقُولُ: ﴿قُلْ أَرَأَيْتُمْ إِنْ أَنَا كُنتُمْ عَذَابَ اللَّهِ أَوْ أَنتُمْ السَّاعَةُ أَمْ غَيْرِ اللَّهِ تَدْعُونَ إِنْ كُنتُمْ صَادِقِينَ * بَلْ إِنِّي بِمَا تَدْعُونَ فَيَكْشِفُ مَا تَدْعُونَ إِلَيْهِ إِنْ شَاءَ وَ تَتَسَوَّنَ مَا تُشْرِكُونَ﴾. (تفسير نور الثقلين ج ١ ص ٧١٧ ح ٧٦)

អស់អ្នកធំដុំទាំងនេះក៏នៅក្នុងការខ្វះខាតដែលពុំអាចបំពេញបានដែរ ។ ដូច្នេះបុគ្គលនោះបែរទៅរកអស់ឡោះហ្ន៎ صلوات الله عليه والسلام ក្នុងពេលត្រូវការនិងក្នុងពេលខ្វះខាតនោះលុះត្រាតែបានធូរធារឡើងវិញ ហើយក៏វិលត្រឡប់ទៅរកបទហ៊ុនហាយ (ស្ត្រីរិក) វិញ ។ លោកមិនបានឮអស់ឡោះហ្ន៎ صلوات الله عليه والسلام មានព្រះរាជបន្ទូលទេថា៖ [៦:៤០] ចូរអ្នកថា៖ "តើអស់លោកយល់ដូចម្តេចបើព្រះទណ្ឌកម្មរបស់អស់ឡោះហ្ន៎ពិបពះលើអស់លោកឬពេលវេលាមកដល់អស់លោក ។ អស់លោកនឹងប្លែងស្លូងអ្នកផ្សេងពីអស់ឡោះហ្ន៎ឬ បើអស់លោកត្រឹមត្រូវមែននោះ ?" [៦:៤១] ព្រះអង្គទេដែលពួកអ្នកគប្បីប្លែងស្លូង ។ ព្រះអង្គនឹងលុបបំបាត់អ្វីដែលពួកអ្នកប្លែងស្លូងស្លូងមព្រះអង្គបើព្រះអង្គចង់ ហើយពួកអ្នកនឹងភ្លេចអ្វីដែលពួកអ្នកបានយកមកផ្គុំផ្សំហ៊ុនហាយ ។" (تفسير نور الثقلين 1: 76/1717)

*6/38-43/9 នៅក្នុងសាត្រា ណាស៊ីយ៉ាល់-បាឡាកុះក្តី ព្រះអង្គ صلوات الله عليه والسلام (អាមីរុល-មុមីនីន صلوات الله عليه والسلام) មានវចនៈថា៖ "ពេលទុក្ខវេទនាពិបះលើពួកគេ ពេលព្រះឧបការគុណរបស់អស់ឡោះហ្ន៎ صلوات الله عليه والسلام អន់ថយមកលើពួកគេ មនុស្សភ័យរន្ធត់ដាក់ម្ចាស់ صلوات الله عليه والسلام ខ្លួនដោយចេតនា ទន់ទេរទៅរកព្រះអង្គ صلوات الله عليه والسلام ដោយស្មោះអស់ពីចិត្ត ។

ព្រះអង្គ ﷺ នឹងឲ្យមកពួកគេវិញអ្វីៗដែលបានបាត់បង់ហើយ ព្រះអង្គ ﷺ នឹងសម្រុះសម្រួលឲ្យពួកគេអ្វីៗ ដែលជាឧបសគ្គសម្រាប់ពួកគេ ។" (تفسير نور التقلين 1: 78/717)

فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ فَتَحْنَا عَلَيْهِمْ أَبْوَابَ كُلِّ شَيْءٍ حَتَّىٰ إِذَا فَرِحُوا بِمَا أُوتُوا أَخَذْنَاهُمْ بَغْتَةً فَإِذَا هُمْ مُبْلِسُونَ ﴿٤٤﴾

៤៤. ពេលពួកគេបានភ្លេចអ្វីដែលគេបាននាំមកក្រើនរំពួកពួកគេ យើងបានបើកចំហឲ្យពួកគេនូវសព្វសារពើ ។ លុះពួកគេបានត្រេកត្រអាល[ហួសប្រមាណ]នឹងអ្វីដែលគេបានឲ្យពួកគេ យើងនឹងច្បាមពួកគេយ៉ាងទាន់ហាន់ ពួកគេនឹងអស់សង្ឃឹម ។

فَقُطِعَ دَابِرُ الْقَوْمِ الَّذِينَ ظَلَمُوا وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ﴿٤٥﴾

៤៥. ដូច្នោះបណ្តាអ្នកដែលបានប្រព្រឹត្តទុច្ចរិតត្រូវផ្តាច់ពូជ (គឺមិនឲ្យនៅសេសសល់ម្នាក់ឡើយ) ។ សូមថ្វាយថោមវាទចំពោះអស់ឡោះហ្ន៎ ម្ចាស់ពិភពទាំងពួង ។

អធិប្បាយអាយ៉ាស៊ូ ៤៤-៤៥

6/44-45/1 [...] អាថ្មី ហ្ន៎ស្វាស៊ូ បានរាយការណ៍ថាខ្ញុំបានសួរ អាថ្មី យ៉ុក្តុហ្សា صلوات الله عليه والسلام អំពីព្រះបន្ទូលអស់ឡោះហ្ន៎ ﷺ [៦:៤៤] ពេលពួកគេបានភ្លេចអ្វីដែលគេបាននាំមកក្រើនរំពួកពួកគេ យើងបានបើកចំហឲ្យពួកគេនូវសព្វសារពើ ។ ព្រះអង្គ ﷺ មានវចនៈថា៖ "ព្រះបន្ទូលព្រះអង្គ ﷺ ពេលពួកគេបានភ្លេចអ្វីដែលគេបាននាំមកក្រើនរំពួកពួកគេ មានន័យថាពួកគេមិនយកចិត្តទុកដាក់នឹងវិទ្យាយ៉ាស៊ូរបស់អាល្លឺ

ពួកគេនូវសព្វសារពើ មានន័យថាវដ្ឋបាលពួកគេនៅក្នុងលោកនេះនិងសព្វគ្រប់ច្រើនទៀតដែលពួកគេបាននៅក្នុងលោកនេះ ។" صلوات الله عليه والسلام អាមីរុល-មុមីនីន صلوات الله عليه والسلام ទេ គេបានដាក់បញ្ហាឲ្យពួកគេតាមវិទ្យាយ៉ាស៊ូនេះ ។ យើងបានបើកចំហឲ្យពួកគេនូវសព្វសារពើ មានន័យថាវដ្ឋបាលពួកគេនៅក្នុងលោកនេះនិងសព្វគ្រប់ច្រើនទៀតដែលពួកគេបាននៅក្នុងលោកនេះ ។"

وَأَمَّا قَوْلُهُ: ﴿حَتَّىٰ إِذَا فَرِحُوا بِمَا أُوتُوا أَخَذْنَاهُمْ بَغْتَةً فَإِذَا هُمْ مُبْلِسُونَ﴾ يَعْنِي بِذَلِكَ قِيَامَ الْقَائِمِ (عَلَيْهِ السَّلَامُ)، حَتَّىٰ كَانَتْهُمْ لَمْ يَكُنْ لَهُمْ سُلْطَانٌ قَطُّ، فَذَلِكَ قَوْلُهُ ﴿بَغْتَةً﴾ فَتَزَلَّتْ بِحَبْرِهِ هَذِهِ الْآيَةُ عَلَىٰ مُحَمَّدٍ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ)«. (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤١٩ الحديث : ٣٤٦٩ / ٩٩ ، تفسير القمِّي - الجزء : ١ : صفحة : ٢٢٠)**

ព្រះបន្ទូលព្រះអង្គ ﷺ [៦:៤៤] លុះពួកគេបានត្រេកត្រអាល[ហួសប្រមាណ]នឹងអ្វីដែលគេបានឲ្យពួកគេ យើងនឹងច្បាមពួកគេយ៉ាងទាន់ហាន់ ពួកគេនឹងអស់សង្ឃឹម មានន័យថា អាល់-ក្តីអ៊ីម صلوات الله عليه والسلام ងើបឡើងកាលនោះពួកគេហាក់ដូចជាពុំមានអំណាចអាជ្ញាសោះ ។ ដូច្នោះអ្វីទាំងនេះមាននៅក្នុងព្រះបន្ទូលអស់ឡោះហ្ន៎ ﷺ យ៉ាងទាន់ហាន់ ។ អាយ៉ាស៊ូនេះត្រូវបើកឲ្យឲ្យម្នាក់ម្នាក់ម៉្លោះ صلوات الله عليه والسلام ដឹងជាមួយដំណឹងព្រះអង្គ (تفسير القمِّي 1 : 220) "1" (عجل الله فرجه - كُتُبُ مِثْمِثِ) (គឺអាល់-ក្តីអ៊ីម ﷺ) صلوات الله عليه والسلام

٦/٤٤-٤٥/٢ العياشي: عَنْ أَبِي الْحَسَنِ عَلِيِّ بْنِ مُحَمَّدٍ (عَلَيْهِمَا السَّلَامُ): «أَنَّ قَنبراً مَوْلَى أمير المؤمنين (عليه السلام) أُدْخِلَ عَلَى الْحَجَّاجِ بْنِ يُوْسُفَ، فَقَالَ لَهُ: مَا الَّذِي كُنْتَ تَلِي مِنْ أَمْرِ عَلِيِّ بْنِ أَبِي طَالِبٍ؟ قَالَ: كُنْتُ أَوْصِيَهُ. فَقَالَ لَهُ: مَا كَانَ يَتَّقِي إِذَا فَرَعَ مِنْ وَضُوئِهِ؟ قَالَ: كَانَ يَتَّقِي هَذِهِ الْآيَةَ ﴿فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ فَتَحْنَا عَلَيْهِمْ أَبْوَابَ كُلِّ شَيْءٍ حَتَّى إِذَا فَرِحُوا بِمَا أُوتُوا أَخَذْنَاهُمْ بَغْتَةً فَإِذَا هُمْ مُبْلِسُونَ﴾ فَفُطِعَ ذَابِرُ الْقَوْمِ الَّذِينَ ظَلَمُوا وَ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ».

6/44-45/2 អាល-អ៊ែយ៉ាស៊ី បានរាយការណ៍តមកពី អាហ្វិ អាល-ហ្គាសាន់ ^{صلوات الله عليه والسلام} អាល ^{صلوات الله عليه والسلام} ប៊ីន មូហាំម៉ាដ ^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "កូនបាទ បម្រើរបស់អាមីរុល-មុមិនីន ^{صلوات الله عليه والسلام} បានមកជួប អាល-ហ្គាដ្យ៉ូដ ប៊ីន យូស៊ីហ្វ ។ អាល-ហ្គាដ្យ៉ូដ ប៊ីន យូស៊ីហ្វបានសួរកូនបាទថា៖ "យ៉ាងណាដែរដែលអ្នកបានគោរពបញ្ជារបស់អាល ^{صلوات الله عليه والسلام} ប៊ីន អាហ្វិ គ្លីលីប ^{عليه السلام} នោះ?" កូនបាទបានថា៖ "បញ្ហាទាំងនោះធ្វើខ្ញុំភ្លឺស្លាង ។" អាល-ហ្គាដ្យ៉ូដ ប៊ីន យូស៊ីហ្វបានសួរថា៖ "តើគេ ^{صلوات الله عليه والسلام} ថាអ្វីពេលគេ ^{صلوات الله عليه والسلام} យកទឹករូងអ្វីរួច?" កូនបាទបានថា៖ "ព្រះអង្គ ^{صلوات الله عليه والسلام} សូត្រអាយ៉ាស៊ីនេះគឺ៖ [៦:៤៤] ពេលពួកគេបានភ្លេចអ្វីដែលគេបាននាំមកក្រើនរំពួកពួកគេ យើងបានបើកចំហឲ្យពួកគេនូវសព្វសារពើ ។ លុះពួកគេបានត្រេកត្រអាលនឹងអ្វីដែលគេបានឲ្យពួកគេ យើងនឹងច្បាមពួកគេយ៉ាងទាន់ហាន់ ពួកគេនឹងអស់សង្ឃឹម ។ [៦:៤៥] ដូច្នោះបណ្តាអ្នកដែលបានប្រព្រឹត្តទុច្ចរិតត្រូវផ្តាច់ពូជ ។ សូមថ្វាយថោមវាទចំពោះអល់ឡោះហ្វី ម្ចាស់ពិភពទាំងពួង ។"

فَقَالَ الْحَجَّاجُ: كَانَ يَتَّقِيهَا عَلَيْنَا؟ فَقَالَ: نَعَمْ. فَقَالَ: مَا أَنْتَ صَانِعٌ إِذَا ضَرَبْتُ عِلَاوَتَكَ؟ قَالَ: إِذْ نَ أَسْعَدَ وَ تَشْقَى. فَأَمَرَ بِهِ فَفَعَلَهُ. (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٢٠ الحديث : ٩٩ / ٣٤٧٣ ، تفسير العياشي - الجزء : ١ صفحة : ٣٥٩ الحديث : ٢٢)**

អាល-ហ្គាដ្យ៉ូដថា៖ "គេ ^{صلوات الله عليه والسلام} បានបកស្រាយអាយ៉ាស៊ីនេះថ្កោលទោសយើងមែនទេ?" កូនបាទបានថា៖ "មែន ។" អាល-ហ្គាដ្យ៉ូដថា៖ "តើអ្នកឯងនឹងធ្វើអ្វីបើខ្ញុំកាត់ក្បាលអ្នកឯង?" កូនបាទបានថា៖ "ខ្ញុំជាបុគ្គលរីករាយជាងគេ ។ ចំណែកលោកវិញជាបុគ្គលត្រូវបណ្តាសា ។" អាល-ហ្គាដ្យ៉ូដបានបញ្ជាឲ្យគេសម្លាប់កូនបាទ ។" (تفسير العياشي 1 : 22 / 359)

٦/٤٤-٤٥/٣ عَنْ مَنْصُورِ بْنِ يُوسُفَ، عَنْ رَجُلٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِ اللَّهِ: ﴿فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ﴾ إِلَى قَوْلِهِ: ﴿فَإِذَا هُمْ مُبْلِسُونَ﴾، قَالَ: «أَحَدٌ بَنُو أُمَّيَّةَ بَعْتَهُ، وَ يُؤْخَذُ بَنُو الْعَبَّاسِ جَهْرَةً». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٢٠ الحديث : ٩٩ / ٣٤٧٥ ، تفسير العياشي - الجزء : ١ صفحة : ٣٦٠ الحديث : ٢٤)**

6/44-45/3 ម៉ាន់ស្វ៊ែរ ប៊ីន យូស្វ បានរាយការណ៍តមកពីបុរសម្នាក់ដែលបានរាយការណ៍តមកពី អាហ្វិ អាល ^{صلوات الله عليه والسلام} ហ្គាដ្យ៉ូដ ប៊ីន យូស៊ីហ្វ ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្វី ^{عليه السلام} [៦:៤៤] ពេលពួកគេបានភ្លេចអ្វីដែលគេបាននាំមកក្រើនរំពួកពួកគេ ដល់ព្រះបន្ទូលព្រះអង្គ ^{عليه السلام} ពួកគេនឹងអស់សង្ឃឹម ថា៖ "បាទី អ្វីម៉ែយ៉ាស៊ីនឹងត្រូវច្បាមយ៉ាងទាន់ហាន់ ។ បាទី អុបាស៊ីយ៉ាស៊ីនឹងត្រូវច្បាមសន្សឹម ។" (تفسير العياشي 1 : 24 / 360)

*٦/٤٤-٤٥/٤ عَالِيُّ بْنُ إِبْرَاهِيمَ عَنْ أَبِيهِ وَ عَلِيِّ بْنِ مُحَمَّدِ الْقَاسِمِيِّ عَنِ الْقَاسِمِ بْنِ مُحَمَّدٍ عَنْ سُلَيْمَانَ الْمَنْقَرِيِّ عَنْ فَضِيلِ بْنِ عِيَّاضٍ قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) عَنْ أَشْيَاءَ مِنَ الْمَكَّاسِبِ فَتَهَايَنِي عَنْهَا فَقَالَ يَا فَضِيلُ وَاللَّهِ لَضَرُّهُ هَوْلَاءِ عَلَى هَذِهِ الْأُمَّةِ أَشَدُّ

وَقَوْلُهُ عَزَّ وَجَلَّ: ﴿فَتَحْنَا عَلَيْهِمُ أَبْوَابَ كُلِّ شَيْءٍ حَتَّىٰ إِذَا فَرِحُوا بِمَا أُوتُوا أَخَذْنَاهُمْ بَغْتَةً فَإِذَا هُمْ مُبْلِسُونَ * فَقَطَّعَ دَائِرَ الْقَوْمِ الَّذِينَ ظَلَمُوا وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ﴾ - قَالَ أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) - بِالسَّيْفِ،

ព្រះរាជបន្ទូលអល់ឡោះហ្ន៎ [៦:៤៤] ពេលពួកគេបានភ្លេចអ្វីដែលគេបាននាំមកក្រើនរំពួកពួកគេ យើងបានបើកចំហឲ្យពួកគេនូវសព្វសារពើ ។ លុះពួកគេបានត្រេកត្រអាលនឹងអ្វីដែលគេបានឲ្យពួកគេ យើងនឹងច្បាមពួកគេយ៉ាងទាន់ហាន់ ពួកគេនឹងអស់សង្ឃឹម ។ [៦:៤៥] ដូច្នេះបណ្តាអ្នកដែលបានប្រព្រឹត្តទុច្ចរិតត្រូវផ្តាច់ពូជ ។ សូមថ្វាយថោមវាទចំពោះអល់ឡោះហ្ន៎ ម្ចាស់ពិភពទាំងពួង ។ អាចិអ្នកបុរាណឡោះហ្ន៎ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ជាមួយដាវ ។"

وَقَوْلُهُ عَزَّ وَجَلَّ: ﴿فَلَمَّا أَحْسَبُوا أَنَسْنَا إِذَا هُمْ مِنْهَا يَرْكُضُونَ * لَا تَرْكُضُوا وَارْجِعُوا إِلَىٰ مَا أُتْرِفْتُمْ فِيهِ وَ مَسَاكِينِكُمْ لَعَلَّكُمْ تُسْأَلُونَ﴾ يَعْني الْقَائِم (عَلَيْهِ السَّلَامُ) يَسْأَلُ بَنِي فُلَانٍ عَنْ كُنُوزِ بَنِي أُمَيَّةَ. (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٢٠ الحديث : ٣٤٧٢ / ٩٩ ، دلائل الإمامة - الجزء : ١ صفحة : ٢٥٠)**

ព្រះរាជបន្ទូលអល់ឡោះហ្ន៎ [២១:១២] ពេលពួកគេបានដឹងនូវការធ្វើទោសរបស់យើង ពួកគេបានរត់គេចខ្លួន ។ [២១:១៣] "ពួកអ្នកកុំរត់គេចខ្លួន ចូរពួកអ្នកត្រឡប់ទៅរកប្រណិភាពនិងគេហដ្ឋានរបស់ពួកអ្នកវិញទៅ ដើម្បីពួកអ្នកនឹងត្រូវសាកសួរ មានន័យថា អាល់-ក្នុងអ៊ីម ^{عجل الله فرجه} សួរបាននីមួយអំពីទ្រព្យសម្បត្តិមហាសាលារបស់បានី អ្វីម៉ែយ៉ាស្ត ។" (دلائل الإمامة: 250)

قُلْ أَرَأَيْتُمْ إِنْ أَخَذَ اللَّهُ سَمْعَكُمْ وَأَبْصَارَكُمْ وَخَتَمَ عَلَىٰ قُلُوبِكُمْ مَنَ إِلَهِ غَيْرُ اللَّهِ يَأْتِيكُم بِهِ أَنْظُرْ كَيْفَ نُصَرِّفُ الْآيَاتِ ثُمَّ هُمْ يَصْدِفُونَ ﴿٦١﴾

៤៦. ចូរអ្នកថា៖ "អស់លោកគិតទេ បើអល់ឡោះហ្ន៎ដកហូតយកសោតវិញ្ញាណនិងចក្ខុវិញ្ញាណរបស់អស់លោក ព្រះអង្គបិទដួងចិត្តអស់លោក តើមានព្រះឯណាក្រៅពីអល់ឡោះហ្ន៎នឹងអាចយកអ្វីៗទាំងនេះមកឲ្យអស់លោកវិញបាន ?" ចូរអ្នកមើលចុះថាតើយើងអធិប្បាយព្រះសញ្ញាយើង[ដល់ពួកគេ]ម្តេចខ្លះ ប៉ុន្តែ [ដោយសារតែពួកគេជាមនុស្សទុកចោរ] ពួកគេគេចចេញ ។

អធិប្បាយអយ៉ាស្ត ៤៦

١/٤٦/٦ وَ عَنْهُ: قَالَ: وَ فِي رِوَايَةِ أَبِي الْجَاوِدِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) فِي قَوْلِهِ تَعَالَى: ﴿قُلْ أَرَأَيْتُمْ إِنْ أَخَذَ اللَّهُ سَمْعَكُمْ وَ أَبْصَارَكُمْ وَ خَتَمَ عَلَىٰ قُلُوبِكُمْ﴾، قَالَ: «يَقُولُ: إِنْ أَخَذَ اللَّهُ مِنْكُمْ الْهَدَىٰ ﴿مَنْ إِلَهِ غَيْرُ اللَّهِ يَأْتِيكُم بِهِ أَنْظُرْ كَيْفَ نُصَرِّفُ الْآيَاتِ ثُمَّ هُمْ يَصْدِفُونَ﴾ يَقُولُ: يُعْرِضُونَ». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٢١ الحديث : ٣٤٧٨ / ٩٩ ، تفسير القمّي - الجزء : ١ صفحة : ٢٠١)**

6/46/1 អាលី ប៊ិន អ៊ីបរហ៊ីម បានថា អាចិ អាល់-យ៉ាវដូ បានធ្វើសេចក្តីវាយការណ៍តមកពី អាចិ យ៉ាក្នុងហ្វារ ^{صلوات الله عليه والسلام} ដែលមានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្ន៎ [៦:៤៦] ចូរអ្នកថា៖ "អស់លោកគិតទេ បើអល់ឡោះហ្ន៎ដកហូតយកសោតវិញ្ញាណនិងចក្ខុវិញ្ញាណរបស់អស់លោក ព្រះអង្គបិទដួងចិត្តអស់លោក ថា៖ "បើអល់ឡោះហ្ន៎ ^{عجل الله فرجه} កម្ចាត់មគ្គទេសក៍ដឹកនាំចេញពីអស់លោក តើមានព្រះឯណាក្រៅពីអល់ឡោះហ្ន៎នឹងអាចយកអ្វីៗទាំងនេះមកឲ្យអស់លោកវិញបាន ? ចូរអ្នកមើលចុះថាតើយើងអធិប្បាយព្រះសញ្ញាយើងម្តេចខ្លះ ប៉ុន្តែពួកគេគេចចេញ ។ ព្រះអង្គ ^{عجل الله فرجه} មានព្រះរាជបន្ទូលថា៖ "ពួកគេបែរខ្នងដាក់ ។"

(تفسير القمي 1 : 201)

قُلْ أَرَأَيْتَكُمْ إِنْ أَتَاكُمْ عَذَابُ اللَّهِ بَغْتَةً أَوْ جَهْرَةً هَلْ يُهْلِكُ إِلَّا الْقَوْمَ الظَّالِمُونَ ﴿٤٧﴾

៤៧. ចូរអ្នកថា៖ "តើអស់លោកគិតទេ បើព្រះទណ្ឌកម្មរបស់អល់ឡោះហ្ន៎មកដល់អស់លោកយ៉ាងទាន់ហាន់ឬដោយឃើញជាក់ច្បាស់ អ្នកណានឹងត្រូវប្រល័យចោលក្រៅពីបណ្តាជនទុច្ចរិត ?"

وَمَا تُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَ ۗ فَمَنْ ءَامَنَ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿٤٨﴾

៤៨. យើងបានបញ្ជូនបណ្តាព្រះសាស្តាប្រេសិតមកដើម្បីផ្សព្វផ្សាយដំណឹងល្អ (គឺអ្វីៗដែលធានាសុខុមាលភាពនៃជីវិតទាំងពីរ) និងដាស់តឿន[មនុស្សឲ្យប្រយ័ត្នក្រែងមានគ្រោះថ្នាក់]តែប៉ុណ្ណោះ ។ ដូច្នោះអ្នកណាមានសទ្ធានិងកែខ្លួនឲ្យល្អឡើង អ្នកនោះនឹងមិនភ័យខ្លាច នឹងមិនរងទុក្ខសោកទេ ។

وَالَّذِينَ كَذَّبُوا بِآيَاتِنَا يَمَسُّهُمُ الْعَذَابُ بِمَا كَانُوا يَفْسُقُونَ ﴿٤٩﴾

៤៩. បណ្តាអ្នកដែលបដិសេធបណ្តាព្រះសញ្ញា[និងព្រះឱង្ការ]យើង ព្រះទណ្ឌកម្មនឹងពិបពន្ធលើអ្នកនោះ ព្រោះតែពួកគេមានបំពានបំពាន ។

قُلْ لَا أَقُولُ لَكُمْ عِنْدِي خَزَائِنُ اللَّهِ وَلَا أَعْلَمُ الْغَيْبِ وَلَا أَقُولُ لَكُمْ إِنِّي مَلَكٌ ۗ إِنَّا أَنبِئُكُمْ إِلَّا مَا يُوْحَىٰ إِلَيَّ ۗ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ ۗ أَفَلَا تَتَفَكَّرُونَ ﴿٥٠﴾

៥០. ចូរអ្នកថា៖ "ខ្ញុំមិនប្រាប់អស់លោកទេថាខ្ញុំមានទ្រព្យសម្បត្តិរបស់អល់ឡោះហ្ន៎ ថាខ្ញុំដឹងអទិស្សមានការណ៍ទេ ។ ខ្ញុំមិនប្រាប់អស់លោកថាខ្ញុំជាទេវតាទេ ។ ខ្ញុំអនុវត្តតាមតែអ្វីដែលគេបានបើកឲ្យខ្ញុំដឹងទេ ។" ចូរអ្នកថា៖ "តើមនុស្សខ្វាក់និងមនុស្សមើលឃើញដូចគ្នាទេ ? អស់លោកមិនពិចារណាទេ ?"

وَأَنْذِرْ بِهِ الَّذِينَ يَخَافُونَ أَنْ يُحْشَرُوا إِلَىٰ رَبِّهِمْ لَيْسَ لَهُمْ مِنْ دُونِهِ وَلِيٌّ وَلَا شَفِيعٌ لَعَلَّهُمْ يَتَّقُونَ ﴿٥١﴾

៥១. ចូរអ្នកដាស់តឿនដោយអ្វីនេះ (គឺគូរអាន) បណ្តាអ្នកដែលក្រែងខ្លាច[ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់]ថាពួកគេនឹងត្រូវប្រមូល[នាថ្ងៃបរលោក]ទៅឯម្ចាស់ពួកគេ ថាក្រៅពីព្រះអង្គពួកគេពុំមានអភិបាលនិងអ្នកជួយធ្វើអន្តរាគមន៍ឲ្យឡើយ ដើម្បីនឹងឲ្យពួកគេក្រែងខ្លាច[អល់ឡោះហ្ន៎សីបចិត្ត] ។

អធិប្បាយអាយ៉ាស់ ៤៧-៥១

6/47-51/1 الطَّبْرَسِيُّ: قَالَ الصَّادِقُ (عَلَيْهِ السَّلَامُ): «أَنْذِرْ بِالْقُرْآنِ مَنْ يَزْجُونَ الْوُصُولَ إِلَىٰ رَبِّهِمْ بِرَغْبَتِهِمْ فِيمَا عِنْدَهُ، فَإِنَّ الْقُرْآنَ شَافِعٌ مُشَفَّعٌ». (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٤٢٢ الحديث : ٩٩ / ٣٤٨١ ، مجمع البيان - الجزء ٤ : صفحة : ٤٧١)

6/47-51/1 អាល់-ក្តីបារស៊ី បានថា អាល់-ស្តីឱក្ខិក្ខ ^{صلوات الله عليه والسلا} មានវចនៈថា៖ "ចូរដាស់តឿនដោយគូរអានអ្នកណាដែលសង្ឃឹមនឹងបានទៅដល់ម្ចាស់ ^{عجل}ខ្លួនដើម្បីនឹងបានពីព្រះអង្គ ^{عجل}នូវអ្វីដែលខ្លួនប្រាថ្នា ព្រោះ

គួរអានជាអ្នកធ្វើអន្តរាគមន៍ដែលនឹងជួយធ្វើអន្តរាគមន៍ឲ្យ "1" (مجمع البيان 4 : 471)

٢/٥١-٤٧/٦ في العيون عن الرضا عليه السلام: أنه سئل يوما و قد اجتمع عنده قوم من أصحابه و قد كانوا يتنازعون في الحديثين المختلفين عن رسول الله صلى الله عليه و آله و سلم في الشئ الواحد

6/47-51/2 នៅក្នុងសាត្រា អ៊ូយុន អាល់-អាត្មុបារ ថ្ងៃមួយគេបានសួរ អាល់-រីដ្ឋី صلوات الله عليه والسلام នៅក្នុងអង្គប្រជុំ មួយ មានសារកមួយក្រុមនៅជុំព្រះអង្គ صلوات الله عليه والسلام សួរអំពីហ្វាត្វាខ្លីៗពីរបស់រ៉ស្វីលុលឡោះហ្វ័រ صلوات الله عليه وآله وسلم ទាក់ទងនឹង រឿងមួយ

فقال: إن الله عز وجل حرم حراما وأحل حلالا، و فرض فرائض فما جاء في تحليل ما حرم الله أو تحريم ما أحل الله أو رفع فريضة في كتاب الله رسمها قائم بلا نسخ ذلك فذلك شئ لا يسع الأخذ به لأنَّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ سلم لم يكن ليُحَرِّمَ ما أحلَّ الله و لا ليُحَلِّلَ ما حَرَّمَ الله و لا ليُغَيِّرَ فَرَائِضَ اللَّهِ

ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "អល់ឡោះហ្វ័រ رحل បានដាក់បម្រាម ព្រះអង្គ رحل បានអនុញ្ញាត ព្រះអង្គ رحل បានដាក់កាតព្វកិច្ច ។ អ្វីដែលត្រូវអនុញ្ញាតនៅក្នុងបម្រាម ឬអ្វីដែលត្រូវហាមនៅក្នុងអ្វីៗដែលត្រូវអនុញ្ញាត ឬកាតព្វកិច្ចដែលត្រូវលើកចេញនៅក្នុងព្រះគម្ពីរអល់ឡោះហ្វ័រ رحل នោះ ត្រូវបានចែងច្បាស់ហើយដោយ មិនត្រូវលើកចោលទេ ដូច្នោះពុំមានមធ្យោបាយណាមួយអាចលើកចេញបានទេពីព្រោះ រ៉ស្វីលុលឡោះហ្វ័រ رحل មិនដែលបានហាមឡើយអ្វីដែលអល់ឡោះហ្វ័រ رحل អនុញ្ញាត មិនដែលអនុញ្ញាត ឡើយអ្វីដែលអល់ឡោះហ្វ័រ رحل បានហាម មិនដែលផ្លាស់ប្តូរកាតព្វកិច្ចនិងព្រះបញ្ញត្តិណាមួយរបស់ អល់ឡោះហ្វ័រ رحل ឡើយ

و أحكامه و كان في ذلك كله متبعا مسلما مؤديا عن الله عز و جل و ذلك قول الله عز و جل: ﴿إِنْ أَتَيْتُمْ إِلَّا مَا يُوحَىٰ إِلَيْكُمْ﴾ فكان متبعا لله مؤديا عن الله ما أمر به من تبليغ الرسالة. ﴿قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَ الْبَصِيرُ﴾: قيل: الضال و المهتدي. (تفسير الصافي ج ٢ ص ١٢٢)

ព្រះអង្គ صلوات الله عليه وآله وسلم ជាអ្នកអនុវត្តតាម ជាអ្នកចុះចូលខ្លួន និងជាអ្នកបំពេញតាមអល់ឡោះហ្វ័រ رحل នេះគឺព្រះរាជ បន្ទូលរបស់អល់ឡោះហ្វ័រ رحل គឺ៖ [៦:៥០] ខ្ញុំអនុវត្តតាមតែអ្វីដែលគេបានបើកឲ្យខ្ញុំដឹងទេ ។ ដូច្នោះព្រះអង្គ صلوات الله عليه وآله وسلم ស្តាប់បង្គាប់អល់ឡោះហ្វ័រ رحل ព្រះអង្គ صلوات الله عليه وآله وسلم បំពេញតាមអ្វីៗដែលអល់ឡោះហ្វ័រ رحل បញ្ជាឲ្យព្រះអង្គ صلوات الله عليه وآله وسلم ធ្វើ ក្នុងការផ្ទេរព្រះរាជសារនោះ ។ [៦:៥០] ចូរអ្នកថា៖ "តើមនុស្សខ្វាក់និងមនុស្សមើលឃើញដូចគ្នាទេ ?" - គឺថា៖ "[មនុស្សខ្វាក់គឺ]អ្នករង្វេង [មនុស្សមើលឃើញគឺ]អ្នកដឹកនាំខ្លួននៅលើផ្លូវធម៌ ។"

(تفسير الصافي 2: 122)

٣/٥١-٤٧/٦ في التوحيد و المعاني و المجالس عن الصادق عليه السلام: لَمَّا صَعِدَ مُوسَىٰ عَلَىٰ نَبِينَا وَ آلِهِ وَ عَلَيْهِ السَّلَامُ إِلَىٰ الطُّورِ فَتَادَىٰ رَبَّهُ عَزَّ وَ جَلَّ قَالَ: يَا رَبِّ أَرِنِي حَزَائِنَكَ فَقَالَ تَعَالَىٰ: يَا مُوسَىٰ إِنَّمَا حَزَائِنِي إِذَا أَرَدْتُ شَيْئًا أَنْ أَقُولَ لَهُ ﴿كُنْ فَيَكُونُ﴾. (تفسير الصافي ج ٢ ص ١٢٢)

6/47-51/3 នៅក្នុងសាត្រា អាល់-តៅហ្វីដូ, អាល់-ម៉ាអុនី [អាល់-អាត្មុបារ] និង អាល់-ម៉ាយ៉ាលីស រាយការណ៍មកពី អាល់-ស្វ័ឌ្រីក្ក صلوات الله عليه والسلام ដែលមានវចនៈថា៖ "កាលមូសា عليه السلام ឡើងទៅលើភ្នំទួរ ព្រះអង្គ عليه السلام បានសូមម្ចាស់ رحل ព្រះអង្គ عليه السلام ថា៖ "ម្ចាស់ رحل អើយ! សូមព្រះអង្គ رحل បង្ហាញទូលព្រះបង្គំជាខ្ញុំ عليه السلام នូវ

ព្រះរាជសម្បត្តិមហាសាលរបស់ព្រះអង្គ ។" អស់ឡោះហ្ន៎មានព្រះរាជបន្ទូលថា៖ "សម្បត្តិមហាសាលរបស់អញគឺពេលណាអញចង់បានអ្វី ពេលនោះអញថា៖ "[៦:៧៣] ចូរកើតឡើង! វាក៏កើតឡើង ។" (تفسير الصافي 2: 122)

وَلَا تَطْرُدِ الَّذِينَ يَدْعُونَ رَبَّهُمْ بِالْعَدْوَىٰ وَالْعَشَىٰ يُرِيدُونَ وَجْهَهُ ۗ مَا عَلَيْكَ مِنْ حِسَابِهِمْ مِنْ شَيْءٍ وَمَا مِنْ حِسَابِكَ عَلَيْهِمْ مِنْ شَيْءٍ فَتَطْرُدَهُمْ فَتَكُونَ مِنَ الظَّالِمِينَ ﴿٥٢﴾

៥២. ចូរអ្នកកុំបណ្តេញបណ្តាអ្នកដែលបូងសូងម្ចាស់ពួកគេទាំងព្រឹកទាំងល្ងាច ដោយស្វែងរកព្រះភ័ក្ត្រព្រះអង្គ (គឺសេចក្តីគាប់ព្រះហឫទ័យព្រះអង្គ) ។ អ្នកមិនមាននាទីទូទាត់ពួកគេប្រការណាមួយឡើយ ពួកគេក៏មិនមាននាទីទូទាត់អ្នកប្រការណាមួយឡើយ ។ បើអ្នកបណ្តេញពួកគេ អ្នកនឹងនៅក្នុងចំណោមជនទុច្ចរិត ។

وَكَذَٰلِكَ فَتَنَّا بَعْضَهُم بِبَعْضٍ لِّيَقُولُوا أَهَٰؤُلَاءِ مَنَّ اللَّهُ عَلَيْهِمْ مِن بَيْنِنَا ۗ أَلَيْسَ اللَّهُ بِأَعْلَمَ بِالشَّاكِرِينَ ﴿٥٣﴾

៥៣. យើងល្បួងពិសោធពួកគេដោយអ្នកឯទៀតដូច្នោះឯង ដើម្បីនឹងឲ្យពួកគេថា៖ "តើជនទាំងនេះឬដែលអស់ឡោះហ្ន៎ប្រោសប្រណីក្នុងចំណោមយើង?" ពុំមែនអស់ឡោះហ្ន៎ទេដែលទ្រង់ញាណដាច់គេថាអ្នកណាខ្លះជាជនកតញ្ញានោះ?

وَإِذَا جَاءَكَ الَّذِينَ يُؤْمِنُونَ بِآيَاتِنَا فَقُلْ سَلَامٌ عَلَيْكُمْ ۖ كَتَبَ رَبُّكُمْ عَلَىٰ نَفْسِهِ الرَّحْمَةَ ۚ أَنَّهُ مَن عَمِلَ مِنكُمْ سُوءًا مَّجْهَلَةً نَّمَّ تَابَ مِن بَعْدِهِ ۚ وَأَصْلَحَ ۚ فَأَنَّهُ غَفُورٌ رَّحِيمٌ ﴿٥٤﴾

៥៤. ពេលបណ្តាអ្នកដែលជឿព្រះសញ្ញាយើងមករកអ្នក ចូរអ្នកថា៖ "សូមសិរីសួស្តី (គឺសាឡាម) មានដល់អស់លោក ។ ម្ចាស់របស់អស់លោកបានដាក់ព្រះរាជបញ្ជាលើព្រះអង្គឯងឲ្យមានព្រះធម៌មេត្តា ។ ដូច្នោះអ្នកណាមួយក្នុងចំណោមអស់លោកបានធ្វើអំពើអាក្រក់ដោយអចេតនា បន្ទាប់មកបានស្តាយក្រោយរាងចាលហើយបានកែខ្លួន [អ្នកនោះនឹងបានជ្រកក្រោមព្រះមេត្តាធម៌អស់ឡោះហ្ន៎ ដ្បិត]ព្រះអង្គអត់ឱន ព្រះអង្គមានព្រះមេត្តាករុណាប្រណី ។"

អធិប្បាយអាយ៉ាស្ត ៥២-៥៤

6/52-54/1 អាល់-អ៊ុយយ៉ាស្ត្រី បានរាយការណ៍តមកពី អាល់-អាស្ត្រូបាត្រ ប៊ិន នូបាតាស្ត្រ ដែលបានថាខ្ញុំបានចូលរួមក្នុងការស្តាប់យុត្តុបាស្ត្រថ្ងៃសុក្ររបស់អាល្លា ^{صلوات الله عليه والسلام} នៅលើវេទិកា ។ កាលនោះ អាល់-អាស្ត្រូបាត្រ ប៊ិន កូយ័ស្ត បានវែកមនុស្សដើរចូលមក ។ គាត់បានថា៖ "អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} អើយ! មាន

1/54-52/6 العياشي: عن الأصْبَغِ بْنِ نُبَاتَةَ، قَالَ: بَيْنَمَا عَلِيٌّ (عَلَيْهِ السَّلَامُ) يَخْطُبُ يَوْمَ الْجُمُعَةِ عَلَى الْمِنْبَرِ فَجَاءَ الْأَشْعَثُ بْنُ قَيْسٍ يَتَخَطَّى رِقَابَ النَّاسِ، فَقَالَ: يَا أَمِيرَ الْمُؤْمِنِينَ، حَالَتِ الْحُمْرُ بَيْنِي وَ بَيْنَ وَجْهِكَ. قَالَ: فَقَالَ عَلِيٌّ (عَلَيْهِ السَّلَامُ): «مَا لِي وَ مَا لِلضَّيَاطِرَةِ، أَطْرُدُ قَوْمًا عَدَوْا أَوَّلَ النَّهَارِ يَطْلُبُونَ رِزْقَ اللَّهِ، وَ آخِرَ النَّهَارِ دَكَّرُوا اللَّهَ، أ فَأَطْرُدُهُمْ فَأَكُونُ مِنَ الظَّالِمِينَ!». (البرهان في تفسير القرآن ١ - الجزء ٢ : صفحة ٤٢٣ الحديث ٩٩ / ٣٤٨٣ ، تفسير العياشي - الجزء ١ : صفحة : ٣٦٠ الحديث : ٢٦)**

6/52-54/1 អាល់-អ៊ុយយ៉ាស្ត្រី បានរាយការណ៍តមកពី អាល់-អាស្ត្រូបាត្រ ប៊ិន នូបាតាស្ត្រ ដែលបានថាខ្ញុំបានចូលរួមក្នុងការស្តាប់យុត្តុបាស្ត្រថ្ងៃសុក្ររបស់អាល្លា ^{صلوات الله عليه والسلام} នៅលើវេទិកា ។ កាលនោះ អាល់-អាស្ត្រូបាត្រ ប៊ិន កូយ័ស្ត បានវែកមនុស្សដើរចូលមក ។ គាត់បានថា៖ "អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} អើយ! មាន

ពណ៌ក្រហមរវាងមុខទូលបង្គំនិងមុខព្រះអង្គ صلوات الله عليه والسلا (គឺសេចក្តីធុញទ្រាន់) ។" អាល្លឺ صلوات الله عليه والسلا មានវចនៈថា៖
 "កើតអ្វី? ម្តេចបានជាជ្រួលច្របល់ម៉្លេះ? ឲ្យខ្ញុំ صلوات الله عليه والسلا ដេញចេញមនុស្សដែលស្វែងរកជីវិតពិតពី
 អល់ឡោះហ្ន៎ رحل នៅពេលដើមថ្ងៃ ដើម្បីពួកគេនឹងនឹករលឹកអល់ឡោះហ្ន៎ رحل ក្នុងពេលចុងថ្ងៃ? ចង់ឲ្យខ្ញុំ صلوات الله عليه والسلا
 បណ្តេញពួកគេ ហើយក្លាយខ្លួនទៅជាបុគ្គលអាក្រក់ម្នាក់ឬ?" (26 / 360 : 1 (تفسير العياشي))

٢/٥٤-٥٢/٦ مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنِ ابْنِ أَبِي عُمَيْرٍ، عَنْ حَمِيلٍ، عَنْ زُرَّارَةَ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ
 السَّلَامُ)، قَالَ: «إِذَا بَلَغَتِ النَّفْسُ هَذِهِ - وَ أَهْوَى بِيَدِهِ إِلَى حَلْقِهِ - لَمْ يَكُنْ لِلْعَالِمِ تَوْبَةٌ، وَ كَانَتْ لِلْجَاهِلِ تَوْبَةً». (الرهان في تفسير
 القرآن - الجزء ٢ : صفحة ٤٢٣ : الحديث ٩٩ / ٣٤٨٥ ، الكافي - الجزء ٢ : صفحة ٣١٩ : الحديث ٣)**

6/52-54/2 [...] សូរ៉េពោះត្តី បានរាយការណ៍តមកពី អាហ្វិ យ៉ាកុហ្វារ صلوات الله عليه والسلا ដែលមានវចនៈថា៖ "ពេល
 ព្រលឹងមកដល់ត្រង់នេះ" ព្រះអង្គ صلوات الله عليه والسلا ចង្អុលក្រាបព្រះអង្គ صلوات الله عليه والسلا "មិនមានការភ្ញាក់ខ្លួនដឹងកំហុសទេ
 សម្រាប់អ្នកណាដែលដឹង តែសម្រាប់អ្នកណាដែលមិនដឹងទេនោះនឹងមានការភ្ញាក់រលឹកខ្លួន (ជា
 និច្ច) ។" (3 / 319 : 2 (الكافي))

٣/٥٤-٥٢/٦ الْعِيَّاشِيُّ: عَنْ أَبِي عَمْرٍو الرُّبَيْرِيِّ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «رَحِمَ اللَّهُ عَبْدًا تَابَ إِلَى اللَّهِ قَبْلَ الْمَوْتِ، فَإِنَّ
 التَّوْبَةَ مُطَهَّرَةٌ مِنْ دَنَسِ الْخَطِيئَةِ، وَ مُنْقَذَةٌ مِنْ شِقَاءِ الْهَلَاكَةِ، فَرَضَ اللَّهُ بِهَا عَلَى نَفْسِهِ لِعِبَادِهِ الصَّالِحِينَ، فَقَالَ: ﴿كَتَبَ رَبُّكُمْ عَلَى نَفْسِهِ
 الرَّحْمَةَ أَنَّهُ مَنْ عَمِلَ مِنْكُمْ سُوءًا بِجَهَالَةٍ ثُمَّ تَابَ مِنْ بَعْدِهِ وَ أَصْلَحَ فَإِنَّهُ عَفْوٌ رَحِيمٌ، وَ مَنْ يَعْمَلْ سُوءًا أَوْ يَظْلِمْ نَفْسَهُ ثُمَّ يَسْتَغْفِرِ اللَّهَ
 يَجِدِ اللَّهَ عَفْوًا رَحِيمًا﴾». (الرهان في تفسير القرآن - الجزء ١ - الجزء ٢ : صفحة ٤٢٤ : الحديث ٩٩ / ٣٤٨٧ ، تفسير العياشي - الجزء
 ١ : صفحة ٣٦١ : الحديث ٢٧)**

6/52-54/3 អាល់-អ៊ែយ៉ាស្តី បានរាយការណ៍តមកពី អាហ្វិ អ៊ារូ អាល់-ស្វីបៃរី ដែលបានរាយការណ៍ត
 មកពី អាហ្វិ អ៊ាប់ខុលឡោះហ្ន៎ صلوات الله عليه والسلا ។ ព្រះអង្គ صلوات الله عليه والسلا មានវចនៈថា៖ "សូមឲ្យអល់ឡោះហ្ន៎ رحل អាណិតអាសូរ
 បារព្រះអង្គ رحل ដែលភ្ញាក់រលឹកដឹងកំហុស សូមខមាទោសអល់ឡោះហ្ន៎ رحل មុនស្លាប់ ព្រោះការភ្ញាក់រលឹក
 ដឹងកំហុសជម្រះឲ្យជ្រះបាប ជួយសង្គ្រោះពីសេចក្តីវិនាសអាក្រក់ ។ អល់ឡោះហ្ន៎ رحل បានតម្រូវមកលើ
 ព្រះអង្គ رحل ឯង[ឲ្យមានព្រះធម៌មេត្តា]ចំពោះបារព្រឹមត្រូវរបស់ព្រះអង្គ رحل ។ ព្រះអង្គ رحل មានព្រះរាជបន្ទូល
 ថា៖ [៦:៥៤] ម្ចាស់របស់អស់លោកបានដាក់ព្រះរាជបញ្ជាលើព្រះអង្គឯងឲ្យមានព្រះធម៌មេត្តា ។ ដូច្នេះ
 អ្នកណាមួយក្នុងចំណោមអស់លោកបានធ្វើអំពើអាក្រក់ដោយអចេតនា បន្ទាប់មកបានស្តាយក្រោយ
 រាងចាលហើយបានកែខ្លួន ព្រះអង្គអត់ឱន ព្រះអង្គមានព្រះមេត្តាករុណាប្រណី ។" [៤:១១០] អ្នកណា
 បានប្រព្រឹត្តអាក្រក់ ឬបានប្រព្រឹត្តអយុត្តិធម៌ចំពោះខ្លួនឯងហើយសូមខមាទោសអល់ឡោះហ្ន៎ អ្នកនោះ
 នឹងឃើញថាអល់ឡោះហ្ន៎អត់ឱន ព្រះអង្គមានព្រះមេត្តាករុណាប្រណី ។" (27 / 361 : 1 (تفسير العياشي))

٤/٥٤-٥٢/٦* الطَّبْرِسِيُّ: قِيلَ: نَزَلَتْ فِي التَّائِبِينَ، وَ هُوَ الْمَرْوِيُّ عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ). (الرهان في تفسير القرآن - الجزء
 ٢ : صفحة ٤٢٣ : الحديث ٩٩ / ٣٤٨٦ ، مجمع البيان - الجزء ٤ : صفحة ٤٧٦)**

*6/52-54/4 [...] គេបានរាយការណ៍ថា៖ "អាយ៉ាស្តីនេះត្រូវបើកឲ្យដឹងអំពីបណ្តាអ្នកដឹងកំហុសដែល
 ស្មារលាទោស រាយការណ៍មកពី អាហ្វិ អ៊ាប់ខុលឡោះហ្ន៎ صلوات الله عليه والسلا ។" (476 : 4 (مجمع البيان))

٥/٥٤-٥٢/٦* عَلِيُّ بْنُ إِبْرَاهِيمَ: كَانَ سَبَبَ نُزُولِهَا أَنَّهُ كَانَ بِالْمَدِينَةِ قَوْمٌ مُؤْمِنُونَ يُسَمَّوْنَ أَهْلَ الصُّفَّةِ، وَ كَانَ رَسُولُ اللَّهِ (صَلَّى

اللَّهُ عَلَيْهِ وَآلِهِ) أَمَرَهُمْ أَنْ يَكُونُوا فِي صَفَّةٍ يَأْوُونَ إِلَيْهَا، وَكَانَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) يَتَعَاهَدُهُمْ بِنَفْسِهِ، وَرُبَّمَا حَمَلَ إِلَيْهِمْ مَا يَأْكُلُونَ، وَكَانُوا يَحْتَلِفُونَ إِلَى رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) فَيَقْرُبُهُمْ وَيُقْعِدُ مَعَهُمْ، وَ يُؤْنِسُهُمْ،

*6/52-54/5 អាល់ ប៊ីន អ៊ីបរីហ្គ័ម រាយការណ៍ថា មូលហេតុដែលអល់ឡោះហ្វ្លែដាក់អាយ៉ាស្តុនេះមកគឺ មានមុមិនក្រមួយក្រុមនៅម៉ាឌីណាស្តុនដែលគេហៅថា "អាស្តុន-ស្ត្រីហ្វាស្តុន (អ្នករានហាន ឬអ្នកយំ)" [១] ។ ព្រះសាសនៈទូត صلی اللہ علیہ وآلہ وسلم ឲ្យពួកគេជ្រកនៅឯរានហាល (ឬយំ) ព្រះអង្គ صلی اللہ علیہ وآلہ وسلم តែងតែបម្រើពួកគេផ្ទាល់តែម្តង ។ ជួនកាលព្រះអង្គ صلی اللہ علیہ وآលہ وسلم យកបាយមកឲ្យពួកគេបរិភោគ ពួកគេខុសពីរីស្វីលុលឡោះហ្វ្លែ ។ ព្រះអង្គ صلی اللہ علیہ وآលہ وسلم ឲ្យពួកគេមកក្បែរ អង្គុយជាមួយពួកគេ ស្និទ្ធស្នាលនឹងពួកគេ ។

[១] អ្នករានហាល ឬ អ្នកយំ - បណ្តាអ្នកដែលស្នាក់នៅលើខឿនរានហាលឬយំម៉ាស់ឃ្លីដូរបស់រីស្វីលុលឡោះហ្វ្លែ صلی اللہ علیہ وآលہ وسلم ។ ព្រះអង្គ صلی اللہ علیہ وآលہ وسلم យកកន្លែងនេះជាកន្លែងស្នាក់មន្ត្រីអ្នកមកដល់ថ្មីៗ ឬជនក្រីក្រគ្មានទីពឹងពាក់ ។

وَكَانَ إِذَا جَاءَ الْأَعْيَابُ وَالْمُتَرَفُونَ مِنْ أَصْحَابِهِ أَنْكَرُوا عَلَيْهِ ذَلِكَ، وَ يَقُولُونَ لَهُ: أَطْرُدُهُمْ عَنْكَ.

កាលនោះបណ្តាសាវកព្រះអង្គ صلی اللہ علیہ وآលہ وسلم ដែលមានទ្រព្យនិងមានមុខមាត់តែងតែមក ។ ពួកគេរិះគន់រឿងនេះដាក់ព្រះអង្គ صلی اللہ علیہ وآលہ وسلم ។ ពួកគេបានប្រាប់ព្រះអង្គ صلی اللہ علیہ وآលہ وسلم ថា៖ "ព្រះអង្គ صلی اللہ علیہ وآលہ وسلم គប្បីបណ្តេញពួកគេចេញឆ្ងាយពីព្រះអង្គ صلی اللہ علیہ وآលہ وسلم ទៅ ។"

فَجَاءَ يَوْمًا رَجُلٌ مِنَ الْأَنْصَارِ إِلَى رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ)، وَ عِنْدَهُ رَجُلٌ مِنْ أَصْحَابِ الصَّفَّةِ، قَدْ لَصِقَ بِرَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) وَ رَسُولُ اللَّهِ يُحَدِّثُهُ، فَقَعَدَ الْأَنْصَارِيُّ بِالْبُعْدِ مِنْهُمَا، فَقَالَ لَهُ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): «تَقَدَّمَ» فَلَمْ يَفْعَلْ، فَقَالَ لَهُ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): «لَعَلَّكَ خِفْتَ أَنْ يَلْزِقَ فِقْرُهُ بِكَ!؟».

ថ្ងៃមួយបុរសអាន់ស្វារម្នាក់បានមករីស្វីលុលឡោះហ្វ្លែ صلی اللہ علیہ وآលہ وسلم ។ មានបុរសអ្នករានហាលម្នាក់នៅជាមួយព្រះអង្គ صلی اللہ علیہ وآលہ وسلم ។ គាត់នៅជាប់នឹងរីស្វីលុលឡោះហ្វ្លែ صلی الل� علیہ وآលہ وسلم ព្រះអង្គ صلی اللہ علیہ وآលہ وسلم សំណេះសំណាលជាមួយគាត់ ឯបុរសអាន់ស្វារអង្គុយឆ្ងាយពីគាត់ ។ រីស្វីលុលឡោះហ្វ្លែ صلی اللہ علیہ وآលہ وسلم បានប្រាប់បុរសអាន់ស្វារនោះថា៖ "ចូលមក!" តែបុរសអាន់ស្វារនោះមិនចូលមកទេ ។ រីស្វីលុលឡោះហ្វ្លែ صلی اللہ علیہ وآលہ وسلم បានប្រាប់បុរសនោះថា៖ "ប្រហែលជាលោកខ្លាចភាពក្រីក្រនេះជាប់តាមលោកមែនទេ?"

فَقَالَ الْأَنْصَارِيُّ: أَطْرُدُ هَؤُلَاءِ عَنْكَ. فَأَنْزَلَ اللَّهُ: ﴿وَلَا تَطْرُدِ الَّذِينَ يَدْعُونَ رَبَّهُمْ بِالْغَدَاةِ وَالْعَشِيِّ يُرِيدُونَ وَجْهَهُ مَا عَلَيْكَ مِنْ حِسَابِهِمْ مِنْ شَيْءٍ وَمَا مِنْ حِسَابِكَ عَلَيْهِمْ مِنْ شَيْءٍ فَتَطْرُدَهُمْ فَتَكُونَ مِنَ الظَّالِمِينَ﴾. (البرهان في تفسير القرآن - الجزء ١ - الجزء ٢ : صفحة : ٤٢٢ الحديث : ٩٩ / ٣٤٨٢ ، تفسير القمّي - الجزء : ١ : صفحة : ٢٠٢)**

បុរសអាន់ស្វារបានទូលថា៖ "ចូរព្រះអង្គ صلی اللہ علیہ وآលہ وسلم បណ្តេញពួកគេចេញឆ្ងាយពីព្រះអង្គ صلی اللہ علیہ وآលہ وسلم ទៅ ។" ហេតុដូច្នេះអល់ឡោះហ្វ្លែបានបើកឲ្យដឹងថា៖ [៦:៥២] ចូរអ្នកកុំបណ្តេញបណ្តាអ្នកដែលបូងស្ទូងម្ចាស់ពួកគេទាំងព្រឹកទាំងល្ងាចដោយស្វែងរកព្រះភ័ក្ត្រព្រះអង្គ ។ អ្នកមិនមាននាទីទូទាត់ពួកគេប្រការណាមួយឡើយ ពួកគេក៏មិនមាននាទីទូទាត់អ្នកប្រការណាមួយឡើយ ។ បើអ្នកបណ្តេញពួកគេ អ្នកនឹងនៅក្នុងចំណោមជនទុច្ចរិត ។" (تفسير القمّي 1: 202)

وَكَذَلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ أَلْبَسُوا سَبِيلَ الْمُجْرِمِينَ ﴿٥٥﴾

៥៥. យើងអធិប្បាយបំភ្លឺបណ្តាព្រះសញ្ញា[និងឱង្ការរបស់យើង]ដូច្នោះឯង ដើម្បីនឹង[ឲ្យស្គាល់ដឹងនូវការពិត និងដើម្បីនឹង]ឲ្យផ្លូវរបស់បណ្តាជនឧក្រិដ្ឋលេចឡើងច្បាស់ក្រឡេក [ដើម្បីនឹងឲ្យចៀសវាងវា] ។

قُلْ إِنِّي نُهِيتُ أَنْ أَعْبُدَ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ قُلْ لَا آتَّبِعُ أَهْوَاءَكُمْ قَدْ ضَلَلْتُ إِذًا وَمَا أَنَا مِنَ الْمُهْتَدِينَ ﴿٥٦﴾

៥៦. ចូរអ្នកប្រាប់បណ្តាពួកពហុទេពនិយម...]ថា៖ "គេហាមខ្ញុំធ្វើសក្តារពួក[រូបបដិមា]ដែលអស់លោកបូងស្វងផ្សេងពីអស់ឡោះហ្ន៎ ។" ចូរអ្នកប្រាប់ពួកគេថា៖ "ខ្ញុំមិនធ្វើតាមចំណង់[កំណាចអាក្រក់]របស់អស់លោកទេ ព្រោះខ្ញុំប្រាកដជានឹងដើរលើផ្លូវខុស[បើខ្ញុំធ្វើបែបនោះ] ខ្ញុំនឹងមិនបាននៅក្នុងបណ្តាអ្នកប្រព្រឹត្តត្រឹមត្រូវទេ ។"

قُلْ إِنِّي عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَكَذَّبْتُمْ بِهِ ۗ مَا عِندِي مَا تَسْتَعْجِلُونَ بِهِ ۗ إِنِ الْحُكْمُ إِلَّا لِلَّهِ يَفْضُلُ الْحَقُّ وَهُوَ خَيْرُ الْفَاصِلِينَ ﴿٥٧﴾

៥៧. ចូរអ្នកថា៖ "ខ្ញុំមានភស្តុតាង (គឺគូរអាន) ដែលមកពីម្ចាស់ខ្ញុំដែលអស់លោកហៅថាជាភស្តុតាងមុសា (កុហក) ។ ពុំមែននៅខ្ញុំទេអ្វី (គឺការដាក់ទោស) ដែលអស់លោកប្រញាប់ចង់បាននោះ ។ ការសម្រេចសេចក្តីនៅលើអស់ឡោះហ្ន៎មួយគត់ ។ ព្រះអង្គរាប់រៀបការពិត ព្រះអង្គជាអ្នកកាត់សេចក្តីប្រសើរដាច់អស់អ្នកកាត់សេចក្តី ។"

قُلْ لَوْ أَنَّ عِندِي مَا تَسْتَعْجِلُونَ بِهِ لَفُضِيَ الْأَمْرُ بَيْنِي وَبَيْنَكُمْ ۗ وَاللَّهُ أَعْلَمُ بِالظَّالِمِينَ ﴿٥٨﴾

៥៨. ចូរអ្នកថា៖ "បើខ្ញុំមាននូវអ្វី (គឺការដាក់ទោស) ដែលអស់លោកប្រញាប់ចង់បាននោះ រឿងនោះច្បាស់ជាត្រូវសម្រេចសេចក្តីស្រេចបាច់ហើយរវាងអស់លោកនិងខ្ញុំ ។" អស់ឡោះហ្ន៎ទ្រង់ញាណដាច់គេនូវបណ្តាជនទុច្ចរិត ។"

អធិប្បាយអាយ៉ាស់ ៥៥-៥៨

1/58-55/6 مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ مُحَمَّدٍ، عَنْ عَلِيِّ بْنِ عَبَّاسٍ، عَنْ عَلِيِّ بْنِ حَمَّادٍ، عَنْ عَمْرِو بْنِ شَيْخٍ، عَنْ جَابِرٍ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: «قَالَ اللَّهُ عَزَّ وَجَلَّ لِمُحَمَّدٍ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): ﴿قُلْ لَوْ أَنَّ عِندِي مَا تَسْتَعْجِلُونَ بِهِ لَفُضِيَ الْأَمْرُ بَيْنِي وَبَيْنَكُمْ﴾ قَالَ: لَوْ أَنِّي أُمِرْتُ أَنْ أُغْلِمَكُمُ الَّذِي أَحْقَبْتُمْ فِي صُدُورِكُمْ مِنْ اسْتِعْجَالِكُمْ بِمَوْتِي لَتَظَلَمُوا أَهْلَ بَيْتِي مِنْ بَعْدِي، (البرهان في تفسير القرآن - الجزء ٢ - الصفحة: ٤٢٤ الحديث: ٩٩ / ٣٤٩٠، الكافي - الجزء: ٨ - صفحة: ٣٨٠ الحديث: ٥٧٤)**

6/55-58/1 [...] យ៉ាចៀវ បានរាយការណ៍តមកពី អាថ្នី យ៉ាកុំហ្វារ ^{صلوات الله عليه وآله} ដែលមានវចនៈថា៖ "អស់ឡោះហ្ន៎ ^{وعل} បានប្រាប់មូហាំម៉ាដ្ន ^{صلوات الله عليه وآله} ថា៖ [៦:៥៨] ចូរអ្នកថា៖ "បើខ្ញុំមាននូវអ្វីដែលអស់លោកប្រញាប់ចង់បាននោះ រឿងនោះច្បាស់ជាត្រូវសម្រេចសេចក្តីស្រេចបាច់ហើយរវាងអស់លោកនិងខ្ញុំ ។" ព្រះអង្គ ^{صلوات الله عليه وآله} មានព្រះវចនៈថា៖ "បើគេបញ្ជាខ្ញុំ ^{صلوات الله عليه وآله} ខ្ញុំ ^{صلوات الله عليه وآله} នឹងប្រាប់ឲ្យអស់លោកដឹងនូវអ្វីដែលអស់លោកលាក់នៅក្នុងទ្រូង គឺអស់លោកចង់ឲ្យខ្ញុំ ^{صلوات الله عليه وآله} ឆាប់ស្លាប់ដើម្បីអស់លោកនឹងប្រព្រឹត្តអំពើអយុត្តិធម៌លើក្រុមគ្រួសារ ^{صلوات الله عليه وآله} ខ្ញុំ ^{صلوات الله عليه وآله} អត់ពីខ្ញុំ ^{صلوات الله عليه وآله} ទៅ ។" (574 / 380 : 8 الكافي)

٦/٥٨-٥٥/٦ وَ عَنْهُ، قَالَ: حَدَّثَنَا أَحْمَدُ بْنُ مُحَمَّدٍ بْنِ مُوسَى التَّوْفَيْكِيُّ، عَنْ مُحَمَّدِ بْنِ عَبْدِ اللَّهِ، عَنْ أَبِيهِ، عَنِ الْحَسَنِ بْنِ مُحَمَّدٍ، عَنْ زَكْرِيَّا الْمُؤَصِّلِيِّ، عَنْ جَابِرِ الْجُعْفِيِّ، عَنْ أَبِي جَعْفَرٍ، عَنْ أَبِيهِ، عَنْ جَدِّهِ (عَلَيْهِمُ السَّلَامُ): «أَنَّ النَّبِيَّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) قَالَ لِعَلِيٍّ (عَلَيْهِ السَّلَامُ): يَا عَلِيُّ، فَوَلُّهُ عَزَّ وَ جَلَّ ﴿كُلُّ نَفْسٍ بِمَا كَسَبَتْ رَهينَةً﴾ إِلَّا أَصْحَابَ الْيَمِينِ * فِي جَنَاتٍ يَسَاءَلُونَ * عَنِ الْمُجْرِمِينَ [...]﴾ الْمُجْرِمُونَ هُمُ الْمُنْكَرُونَ لَوْلَا يَتَكَ ... (البرهان في تفسير القرآن ١ - الجزء ٥ : صفحة : ٥٣٠ الحديث : ٩٩ / ١١٢١٢ ، تأويل الآيات - الجزء ٢ : صفحة : ٧٣٨ الحديث : ٩)**

6/55-58/2 លោកបានថា៖ "អាស្រ័យម៉ាដូ ប៊ិន មូហាំម៉ាដូ ប៊ិន មូសា អាល័យ-ណាហ្គាលី បានប្រាប់យើងតមកពី មូហាំម៉ាដូ ប៊ិន អុប្បាលឡេ:ប្តី តមកពីឪពុកលោក តមកពី អាល័យ-ហ្គាសាន់ ប៊ិន ម៉ាស្តូប៊ុប តមកពី ស្វាការីយ៉ា អាល័យ-ម៉ៅស្ត្រីលី តមកពី យ៉ាហ្គៀវ អាល័យ-យុស្ស៊ីវីដែលបានរាយការណ៍ថា អាហ្វិយ៉ាក្តូហ្គារ ^{صلوات الله عليه والسلام} មានវចនៈតមកពីព្រះបិតា ^{صلوات الله عليه والسلام} ព្រះអង្គ ^{صلوات الله عليه والسلام} តមកពីព្រះអយ្យកោ ^{صلوات الله عليه والسلام} ព្រះអង្គ ^{صلوات الله عليه والسلام} ថា ព្រះសាស្តា ^{صلوات الله عليه وآله وسلم} បានប្រាប់អូលី ^{صلوات الله عليه والسلام} ថា៖ "អូលី ^{صلوات الله عليه والسلام} អើយ ! [៧៤:៣៨] គ្រប់គ្នាត្រូវធានារ៉ាប់រងអ្វីដែលខ្លួនបានសាង ។ [៧៤:៣៩] លើកលែងតែជនខាងស្តាំដៃ [៧៤:៤០] ក្នុងសួនសួគ៌ ពួកគេសាកសួរ [៧៤:៤១] អំពីពួកឧក្រិដ្ឋ គឺពួកបដិសេធវិទ្យាយ៉ាស្ត្ត ^{صلوات الله عليه والسلام} ។" (9 / 738 : 2) (Tawil al-ayāt : 2)

نع
الحزب
١٤

وَعِنْدَهُ مَفَاتِحُ الْغَيْبِ لَا يَعْلَمُهَا إِلَّا هُوَ وَيَعْلَمُ مَا فِي الْبَرِّ وَالْبَحْرِ وَمَا تَسْقُطُ مِنْ وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِي ظِلْمَتِ الْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِي كِتَابٍ مُبِينٍ ﴿٥٩﴾

៥៩. សោអទិស្សមានការណ៍នៅឯព្រះអង្គ ពុំមានអ្នកណាស្គាល់សោទាំងនោះទេក្រៅពីព្រះអង្គ ។ ព្រះអង្គទ្រង់ញាណអ្វីដែលមាននៅលើដីគោកនិងនៅក្នុងសមុទ្រ ។ ពុំមានស្លឹកឈើណាមួយជ្រុះដោយព្រះអង្គពុំទ្រង់ញាណនោះទេ ។ ពុំមានគ្រាប់ពូជណាមួយដែលនៅក្នុងភាពងងឹតនៃផែនដី ពុំមានអ្វីដែលស្រស់ឬស្ងួតដែលពុំមាន[កត់ត្រាទុក]នៅក្នុងគម្ពីរជាក់ច្បាស់ឡើយ ។

អធិប្បាយអាយ៉ាស្ត ៥៩

٦/٥٩/٦ عَنِ الْحَسَنِ بْنِ مُحَمَّدٍ بْنِ عَلِيٍّ، قَالَ: سَأَلْتُ أَبَا الْحَسَنِ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ: ﴿وَ مَا تَسْقُطُ مِنْ وَرَقَةٍ إِلَّا يَعْلَمُهَا وَ لَا حَبَّةٍ فِي ظِلْمَتِ الْأَرْضِ وَ لَا رَطْبٍ وَ لَا يَابِسٍ إِلَّا فِي كِتَابٍ مُبِينٍ﴾، فَقَالَ: «الْوَرَقَةُ: السَّقَطُ، يَسْقُطُ مِنْ بَطْنِ أُمِّهِ مِنْ قَبْلِ أَنْ يُهْلَ الْوَلَدُ». 6/59/1 រាយការណ៍មកពី អាល័យ-ហ្គាសាន់ ប៊ិន ខ័លីដូ ដែលបានថាខ្ញុំបានសួរ អាហ្វិយ៉ាក្តូហ្គារ ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអស់ឡេ:ប្តី ^{صلوات الله عليه والسلام} [៦:៥៩] ពុំមានស្លឹកឈើណាមួយជ្រុះដោយព្រះអង្គពុំទ្រង់ញាណនោះទេ ។ ពុំមានគ្រាប់ពូជណាមួយដែលនៅក្នុងភាពងងឹតនៃផែនដី ពុំមានអ្វីដែលស្រស់ឬស្ងួតដែល ពុំមាននៅក្នុងគម្ពីរជាក់ច្បាស់ឡើយ ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ស្លឹកឈើ គឺការជ្រុះ គឺការជ្រុះពីក្នុងស្បូនរបស់ម្តាយវាមុនកើត (គឺវលូត) ។"

قَالَ: فَعُلْتُ: وَ قَوْلُهُ ﴿وَ لَا حَبَّةٍ﴾؟ قَالَ: «يَعْنِي الْوَلَدَ فِي بَطْنِ أُمِّهِ إِذَا هَلَ وَ يَسْقُطُ مِنْ قَبْلِ الْوِلَادَةِ». ខ្ញុំបានទូលថា៖ "ចុះព្រះបន្ទូលព្រះអង្គ ^{صلوات الله عليه والسلام} គ្រាប់ពូជ ?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "គឺកូនកើតនៅក្នុងស្បូនម្តាយវាពេលមានផ្ទៃពោះ ហើយវាវលូតមុនកើត ។"

قَالَ: قُلْتُ: قَوْلُهُ: ﴿وَلَا يَرْطَبُ﴾؟ قَالَ: «يَعْنِي الْمُضْعَعَةَ إِذَا أُسْكِنَتْ فِي الرَّحِمِ قَبْلَ أَنْ يَشُمَّ خَلْفَهَا، قَبْلَ أَنْ يَنْتَقِلَ».

ខ្ញុំបានទូលថា: "ចុះព្រះបន្ទូលព្រះអង្គ ^{صلوات الله عليه والسلام} អ្វីដែលស្រស់?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "មានន័យថា ទារកក្នុងស្បូនមុនត្រូវបង្កើតឲ្យមានរូបរាងបរិបូរ មុនត្រូវផ្ទេរ (សម្រាល) ។"

قَالَ: قُلْتُ: قَوْلُهُ: ﴿وَلَا يَابِسُ﴾؟ قَالَ: «الْوَلَدُ النَّامُ».

ខ្ញុំបានទូលថា: "ចុះព្រះបន្ទូលព្រះអង្គ ^{صلوات الله عليه والسلام} ស្ងួត?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "កើតហើយ ។"

قَالَ: قُلْتُ: ﴿فِي كِتَابِ مُبِينٍ﴾؟ قَالَ: «فِي إِمَامٍ مُبِينٍ». (البرهان في تفسير القرآن - الجزء ١ - الجزء ٢ : صفحة : ٤٢٦ الحديث : ٩٩ / ٣٤٨٥ ، تفسير العياشي - الجزء ١ : صفحة : ٣٦١ الحديث : ٢٩)**

ខ្ញុំបានទូលថា: "នៅក្នុងគម្ពីរជាក់ច្បាស់?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "តាមរយៈអ៊ីម៉ាំ ^{صلوات الله عليه والسلام} ជាក់ច្បាស់ ។" (تفسير العياشي 1 : 29 / 361)

٢/٥٩/٦ مُحَمَّدُ بْنُ يَحْيَى عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ عَيْسَى عَنْ مُحَمَّدِ بْنِ خَالِدٍ وَ الْحُسَيْنِ بْنِ سَعِيدٍ جَمِيعاً عَنِ النَّضْرِ بْنِ سُوَيْدٍ عَنْ يَحْيَى الْحَلْبِيِّ عَنْ عَبْدِ اللَّهِ بْنِ مُسْكَانَ عَنْ زَيْدِ بْنِ الْوَلِيدِ الْخُثَعَمِيِّ عَنْ أَبِي الرَّبِيعِ الشَّامِيِّ

6/59/2 មូហាំម៉ាដូ ប៊ិន យ៉ាស៊ុយ៉ា បានរាយការណ៍តមកពី អាស៊ុយ៉ាដូ ប៊ិន មូហាំម៉ាដូ ប៊ិន អ៊ីសា តមកពី មូហាំម៉ាដូ ប៊ិន ខ័លិដូ និង អាល-ហ្វាសែន ប៊ិន សាអ៊ីដូ តមកពី អាល-ណាដូ ប៊ិន ស៊ីវ៉ែដូ តមកពី យ៉ាស៊ុយ៉ា អាល-ហ្វាឡាប៊ី តមកពី អាប់ខុលឡោះហ្វា ប៊ិន មុសកាន់ តមកពី ស្វែដូ ប៊ិន អាល-វ៉ាលិដូ អាល-ខ្លូអុមី តមកពី អាច្វិ អាល-រ៉ីប៊ីអ៊ី អាល-ស្វាមី ដែលបានថា

قَالَ وَ سَأَلْتُهُ عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ ﴿وَمَا تَسْمُقُ مِنْ وَرْقَةٍ إِلَّا يَغْلَمُهَا وَ لَا حَبَّةَ فِي ظُلْمَاتِ الْأَرْضِ وَ لَا يَرْطَبُ وَ لَا يَابِسُ إِلَّا فِي كِتَابِ مُبِينٍ﴾ قَالَ فَقَالَ الْوَرْقَةُ السَّقَطُ وَ الْحَبَّةُ الْوَلَدُ وَ ظُلْمَاتُ الْأَرْضِ الْأَرْحَامُ وَ الرَّطْبُ مَا يَحْيِي مِنَ النَّاسِ وَ الْيَابِسُ مَا يُفْبَضُ وَ كُلُّ ذَلِكَ فِي إِمَامٍ مُبِينٍ. (الكافي - الجزء : ٨ : صفحة : ٢٤٨ حديث : ٣٤٩)

លោក (គឺអ្នកអធិប្បាយ) បានថា: "ខ្ញុំបានសួរព្រះអង្គ ^{صلوات الله عليه والسلام} (គឺអាច្វិ អាប់ខុលឡោះហ្វា ^{صلوات الله عليه والسلام}) អំពីព្រះបន្ទូលអស់ឡោះហ្វា ^{صلوات الله عليه والسلام} [៦:៥៩] ពុំមានស្លឹកឈើណាមួយជ្រុះដោយព្រះអង្គពុំទ្រង់ញាណនោះទេ ។ ពុំមានគ្រាប់ពូជណាមួយដែលនៅក្នុងភាពងងឹតនៃផែនដី ពុំមានអ្វីដែលស្រស់ឬស្ងួតដែលពុំមាននៅក្នុងគម្ពីរជាក់ច្បាស់ឡើយ ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "ស្លឹកជ្រុះ (គឺកូនរលូត) ឯគ្រាប់ពូជគឺកូនភ្លេង ។ ភាពងងឹតនៃផែនដីគឺស្បូន ។ អ្វីដែលស្រស់គឺបុគ្គលដែលជាមនុស្សមានជីវិត ។ ស្ងួតគឺបុគ្គលដែលត្រូវចាប់ហើយ (គឺស្លាប់) ។ ទាំងអស់នេះនៅឯអ៊ីម៉ាំ ^{صلوات الله عليه والسلام} ជាក់ច្បាស់ ។" (الكافي 8 : 349 / 248)

٣/٥٩/٦ الطَّبْرَسِيُّ فِي كِتَابِ (الإختجاج): زُوِيَ عَنْ مُحَمَّدِ بْنِ أَبِي عَمْرِو، عَنْ عَبْدِ اللَّهِ بْنِ الْوَلِيدِ السَّمَّانِ، قَالَ: قَالَ أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): «مَا تَقُولُ النَّاسُ فِي أَوْلِي الْعَزْمِ، وَ عَنْ صَاحِبِكُمْ؟» يَعْنِي أَمِيرَ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ). قَالَ: قُلْتُ: مَا يُقَدِّمُونَ عَلَى أَوْلِي الْعَزْمِ أَحَدًا.

6/59/3 [...] អាប់ខុលឡោះហ្វា ប៊ិន អាល-វ៉ាលិដូ អាល-សាំម៉ាន បានថា អាច្វិ អាប់ខុលឡោះហ្វា ^{صلوات الله عليه والسلام} មានវចនៈថា: "តើគេនិយាយអ្វីខ្លះអំពីបុគ្គលប្តេជ្ញាមុតមាំ (العزم) គឺព្រះសាស្តាទាំងឡាយ ^{عليهم السلام} និងអំពីលោកម្ចាស់ ^{صلوات الله عليه والسلام} របស់អស់លោក?" មានន័យថាអាមីរុល-មុមិនីន ^{صلوات الله عليه والسلام} ។" ខ្ញុំបានទូលថា[ពួកគេបាន

ថា: "គេ ^{صلوات الله عليه والسلام}មិននាំមុខបុគ្គលប្តេជ្ញាមុតមាំណាមួយទេ ។"

قَالَ: فَقَالَ: «إِنَّ اللَّهَ تَبَارَكَ وَ تَعَالَى قَالَ عَنْ مُوسَى: ﴿وَكُنَّا لَهُ فِي الْأَلْوَابِ مِنْ كُلِّ شَيْءٍ مُوعِظَةً﴾ وَ لَمْ يُقَل: كُلُّ شَيْءٍ. وَ قَالَ عَنْ عِيسَى: ﴿وَ لِأَيِّنَ لَكُمْ بَعْضَ الَّذِي تَخْتَلِفُونَ فِيهِ﴾ وَ لَمْ يُقَل: كُلُّ الَّذِي تَخْتَلِفُونَ،

ព្រះអង្គ ^{صلوات الله عليه والسلام}មានវចនៈថា: "អស់ឡោះហ្ន៎ ^{وَحَدِّ}មានព្រះបន្ទូលអំពីមូសា ^{عليه السلام}ថា: [៧:១៤៥] យើងបាន ចារឹកឲ្យគេនៅលើបន្ទះចារឹក ការណែនាំខ្លះសម្រាប់អ្វីៗគ្រប់យ៉ាងនិងសេចក្តីអធិប្បាយបំភ្លឺខ្លះសម្រាប់ សព្វសារពើ ។ ព្រះអង្គ ^{وَحَدِّ}មិនមានព្រះបន្ទូលថា "សព្វគ្រប់" ទេ ។ ព្រះអង្គ ^{وَحَدِّ}មានព្រះបន្ទូលអំពីអ៊ីសា ^{عليه السلام}ថា: [៤៣:៦៣] ដើម្បីបំភ្លឺអស់លោកគ្រងរឿងមួយចំនួនដែលធ្វើឲ្យអស់លោកខ្វែងគំនិតគ្នា ។ ព្រះ អង្គ ^{وَحَدِّ}មិនមានព្រះបន្ទូលថា "[រឿង]សព្វគ្រប់ដែលអស់លោកឈ្មោះគ្នា" នោះទេ ។"

وَ قَالَ عَنْ صَاحِبِكُمْ - يَعْنِي أَمِيرَ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) - : ﴿قُلْ كَفَى بِاللَّهِ شَهِيداً بَيْنِي وَ بَيْنَكُمْ وَ مَنْ عِنْدَهُ عِلْمُ الْكِتَابِ﴾ وَ قَالَ اللَّهُ عَزَّ وَ جَلَّ: ﴿وَ لَا رَطْبٌ وَ لَا يَابِسٌ إِلَّا فِي كِتَابٍ مُبِينٍ﴾ وَ عِلْمُ هَذَا الْكِتَابِ عِنْدَهُ. (الإحتجاج: 375)**

ព្រះអង្គ ^{وَحَدِّ}មានព្រះបន្ទូលអំពីលោកម្ចាស់ ^{صلوات الله عليه والسلام}អស់លោក អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ថា: [១៣:៤៣] ចូរអ្នក ថា: "អស់ឡោះហ្ន៎ជាសាក្សីគ្រប់គ្រាន់ណាស់រវាងខ្ញុំនិងអស់លោក អ្នកដែលមានការចេះដឹងព្រះគម្ពីរ ដែរ[ជាសាក្សីចំពោះរឿងនេះ] ។" អស់ឡោះហ្ន៎ ^{وَحَدِّ}មានព្រះបន្ទូលថា: [៦:៥៩] ពុំមានអ្វីដែលស្រស់ឬ ស្ងួតដែលពុំមាន[កត់ត្រាទុក]នៅក្នុងគម្ពីរជាក់ច្បាស់ឡើយ ។ ការដឹងព្រះគម្ពីរនេះនៅឯព្រះអង្គ ^{صلوات الله عليه والسلام} (គឺ អ៊ាលី ^{صلوات الله عليه والسلام} "1" (الإحتجاج: 375) 13:43, 7:145-147

وَهُوَ الَّذِي يَتَوَفَّاكُم بِاللَّيْلِ وَيَعْلَمُ مَا جَرَحْتُم بِالنَّهَارِ ثُمَّ يَبْعَثُكُمْ فِيهِ لِيُقْضَى أَجَلٌ مُسَمًّى ثُمَّ إِلَيْهِ مَرْجِعُكُمْ ثُمَّ يُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ﴿٦٠﴾

៦០. ព្រះអង្គជាអ្នកយកព្រលឹងពួកអ្នកពេលយប់ (គឺពេលដេកលក់) ។ ព្រះអង្គទ្រង់ញាណអ្វីដែលពួក អ្នកបានប្រព្រឹត្តពេលថ្ងៃ (គឺក្នុងពេលដែលពួកអ្នកដឹងខ្លួន) ។ ព្រះអង្គឲ្យពួកអ្នករស់ឡើងវិញក្នុងពេល ថ្ងៃនោះ (គឺភ្នាក់ពីដំណេក) ដើម្បីនឹងឲ្យកាលកំណត់ដែលត្រូវបានកំណត់បានសម្រេចជាស្ថាពរ ។ បន្ទាប់ពីនោះពួកអ្នកនឹងត្រឡប់ទៅឯព្រះអង្គវិញ ព្រះអង្គនឹងឲ្យពួកអ្នកដឹងអ្វីដែលពួកអ្នកបានប្រព្រឹត្ត ។

وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ وَيُرْسِلُ عَلَيْكُمْ حَفَظَةً حَتَّىٰ إِذَا جَاءَ أَحَدَكُمْ الْمَوْتُ تَوَفَّتْهُ رُسُلُنَا وَهُمْ لَا يُفِرُّونَ ﴿٦١﴾

៦១. ព្រះអង្គគឺព្រះអ្នកកាន់ក្តាប់គ្រប់គ្រងលើបារបម្រើទាំងពួងរបស់ព្រះអង្គ ។ ព្រះអង្គចាត់បញ្ជូន អង្គរក្សមកលើពួកអ្នក ។ លុះការស្លាប់មកដល់អ្នកណាម្នាក់ក្នុងបណ្តាពួកអ្នក បណ្តាបេសកជនរបស់ យើងយក[ព្រលឹង]អ្នកនោះ (គឺធ្វើឲ្យអ្នកនោះស្លាប់) ពួកគេមិនប្រមាទឡើយ ។

ثُمَّ رُدُّوْا إِلَى اللَّهِ مَوْلَاهُمُ الْحَقِّ ۗ أَلَا لَهُ الْحُكْمُ وَهُوَ أَسْرَعُ الْحَاكِمِينَ ﴿٦٢﴾

៦២. បន្ទាប់មកពួកគេត្រូវត្រឡប់ទៅឯអស់ឡោះហ្ន៎វិញ ព្រះម្ចាស់ពិតប្រាកដរបស់ពួកគេ ។ ការកាត់ សេចក្តីជាកម្មសិទ្ធិរបស់ព្រះអង្គ ។ ព្រះអង្គរហ័សបំផុតក្នុងការទូទាត់ ។

قُلْ مَنْ يُنَجِّيكُمْ مِنْ ظُلْمَاتِ الْبَرِّ وَالْبَحْرِ تَدْعُونَهُ تَضَرُّعًا وَخُفْيَةً لَّيْنٍ أَنْجِنَا مِنْ هَذِهِ لَتَكُونَنَّ مِنَ الشَّاكِرِينَ ﴿٦٣﴾

៦៣. ចូរអ្នកថា៖ "អ្នកណាជួយសង្គ្រោះអស់លោកពីភាពងងឹតនៃដីគោកនិងសមុទ្រ? អស់លោក បូងស្ទងព្រះអង្គដោយដាក់ខ្លួននិងដោយស្ងាត់ៗ [ដោយទូលថា៖] "បើព្រះអង្គជួយសង្គ្រោះអស់ទូល ព្រះបង្គំជាខ្ញុំពី[អាសន្ន]នេះ អស់ទូលព្រះបង្គំជាខ្ញុំនឹងនៅក្នុងបណ្តាជនកតញ្ញា ។"

قُلِ اللَّهُ يُنَجِّيكُمْ مِنْهَا وَمِنْ كُلِّ كَرْبٍ ثُمَّ أَنْتُمْ مُشْكِرُونَ ﴿٦٤﴾

៦៤. ចូរអ្នក[ប្រាប់ពួកគេ]ថា៖ "អស់ឡោះប្តីជួយសង្គ្រោះអស់លោកពីនោះនិងពីការព្រួយបារម្ភ ទាំងពួង ។ បន្ទាប់មក [ព្រោះតែពួកលោកមាន៖ធ្វើបាបកម្មនិងអំពើទុច្ចរិត] អស់លោកផ្លូវផ្អែមហ៊ុនហាយ (គឺយកដៃគូមកចូលរួមហ៊ុនហាយជាមួយអស់ឡោះប្តី) ។"

អធិប្បាយអាយ៉ាត ៦០-៦៤

٦٠/٦-٦٤/١ قَالَ: وَ فِي رِوَايَةِ أَبِي الْجَاوِدِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) فِي قَوْلِهِ: ﴿لِيُقْفِضِيَ أَجَلَ مُسَمِّي﴾. قَالَ: «هُوَ الْمَوْتُ ﴿٦٣﴾ ثُمَّ إِلَيْهِ مَرْجِعُكُمْ ثُمَّ يُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ».

6/60-64/1 [...] អាចិ អាល-យ៉ាវដូ បានរាយការណ៍តមកពី អាចិ យ៉ាក្តហ្វារ ^{صلوات الله عليه والسلام} ដែលមានវចនៈអំពី ព្រះបន្ទូលអស់ឡោះប្តី ^{وَحَدَّثَنَا} [៦:៦០] ឲ្យកាលកំណត់ដែលត្រូវបានកំណត់បានសម្រេចជាស្ថាពរ ថា៖ "នេះគឺការស្លាប់ ។" បន្ទាប់ពីនោះពួកអ្នកនឹងត្រឡប់ទៅឯព្រះអង្គវិញ ព្រះអង្គនឹងឲ្យពួកអ្នកដឹងអ្វីដែល ពួកអ្នកបានប្រព្រឹត្ត ។

ثُمَّ قَالَ: وَ أَمَّا قَوْلُهُ: ﴿هُوَ الْفَاهِرُ فَوْقَ عِبَادِهِ وَ يُرْسِلُ عَلَيْكُمْ حَفَظَةً﴾ يَعْنِي الْمَلَائِكَةَ الَّذِينَ يَحْفَظُونَكُمْ وَ يَضْبُطُونَ أَعْمَالَكُمْ ﴿حَتَّىٰ إِذَا جَاءَ أَحَدَكُمْ الْمَوْتُ تَوَفَّتْهُ رُسُلُنَا﴾ وَ هُمْ الْمَلَائِكَةُ ﴿وَ هُمْ لَا يُفْرَطُونَ﴾ أَي لَا يُقْصَرُونَ. (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٢٧ الحديث : ٩٩ / ٣٤٩٧ ، تفسير القمِّي - الجزء : ١ صفحة : ٢٠٣)**

បន្ទាប់មកព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ព្រះរាជបន្ទូលព្រះអង្គ ^{وَحَدَّثَنَا} [៦:៦១] ព្រះអង្គគឺព្រះអ្នកកាន់កាប់ គ្រប់គ្រងលើបាវបម្រើទាំងពួងរបស់ព្រះអង្គ ។ ព្រះអង្គចាត់បញ្ជូនអង្គរក្សមកលើពួកអ្នក មានន័យថា ទេវតាដែលការពារពួកអ្នក ថែរក្សាទង្វើពួកអ្នក លុះការស្លាប់មកដល់អ្នកណាម្នាក់ក្នុងបណ្តាពួកអ្នក បណ្តាបេសកជនរបស់យើងយក[ព្រលឹង]អ្នកនោះ បេសកជនទាំងនោះគឺទេវតា ពួកគេមិនប្រមាទ ឡើយ ពោលគឺពួកគេមិនខ្លោះទេ ។" (تفسير القمِّي 1: 203)

٦٠/٦-٦٤/٢ الْعَبَّاسِيُّ: عَنْ دَاوُدَ بْنِ فَرْقَدٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «دَخَلَ مَرْوَانَ بْنِ الْحَكَمِ الْمَدِينَةَ - قَالَ - فَاسْتَلَقَى عَلَى السَّرِيرِ، وَ ثُمَّ مَوَّى لِلْحُسَيْنِ (عَلَيْهِ السَّلَامُ) فَقَالَ: ﴿رُدُّوْا إِلَى اللَّهِ مَوْلَاهُمْ الْحَقَّ أَلَا لَهُ الْحُكْمُ وَ هُوَ أَسْرَعُ الْحَاسِبِينَ﴾ - قَالَ - فَقَالَ الْحُسَيْنُ (عَلَيْهِ السَّلَامُ) لِمَوْلَاهُ: مَاذَا قَالَ هَذَا حِينَ دَخَلَ؟ قَالَ: اسْتَلَقَى عَلَى السَّرِيرِ فَقَرَأَ: ﴿رُدُّوْا إِلَى اللَّهِ مَوْلَاهُمْ الْحَقَّ﴾ إِلَى قَوْلِهِ: ﴿الْحَاسِبِينَ﴾، فَقَالَ الْحُسَيْنُ (عَلَيْهِ السَّلَامُ): نَعَمْ وَ اللَّهُ، رُدَّدْتُ أَنَا وَ أَصْحَابِي إِلَى الْجَنَّةِ، وَ رُدُّ هُوَ وَ أَصْحَابُهُ إِلَى النَّارِ». (البرهان في

تفسير القرآن ١ - الجزء : ٢ صفحة : ٤٢٨ الحديث : ٩٩ / ٣٤٩٩ ، تفسير العياشي - الجزء : ١ صفحة : ٣٦٢ الحديث : (٣٠)**

6/60-64/2 អាល់-អ៊ែយ៉ាស៊ី បានរាយការណ៍តមកពី ដូរុដូ ប៊ិន ហ្សារកូដូ ដែលបានរាយការណ៍តមកពី អាហ្វិ អាប់ខុលឡោះហ្គ័រ^{صلوات الله عليه والسلام} ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "ម៉ារវ៉ិន ប៊ិន អាល់-ហ្សាកាំ បានមក អាល់-ម៉ាឌីណាស៊ូ ។ គាត់បានទម្រេតខ្លួនលើគ្រែហើយបានប្រាប់បម្រើរបស់ អាល់-ហ្សៃសៃនី ថា៖ "[៦:៦២] បន្ទាប់មកពួកគេត្រូវត្រឡប់ទៅអាល់ឡោះហ្គ័រវិញ ព្រះម្ចាស់ពិតប្រាកដរបស់ពួកគេ ។ ការកាត់សេចក្តី ជាកម្មសិទ្ធិរបស់ព្រះអង្គ ។ ព្រះអង្គរបស់បំផុតក្នុងការទូទាត់ ។ អាល់-ហ្សៃសៃនី^{صلوات الله عليه والسلام} បានសួរបម្រើព្រះ អង្គ^{صلوات الله عليه والسلام} ថា៖ "តើបុគ្គលនោះធ្វើអ្វីពេលចូលមកនោះ?" បម្រើបានទូលថា៖ "បុគ្គលនោះបានទម្រេតខ្លួន លើគ្រែហើយបានសូត្រថា៖ "[៦:៦២] បន្ទាប់មកពួកគេត្រូវត្រឡប់ទៅអាល់ឡោះហ្គ័រវិញ ដល់ព្រះ បន្ទូលព្រះអង្គ^{صلوات الله عليه والسلام} ព្រះឧបត្ថម្ភពិត ប្រាកដរបស់ពួកគេ រហូតដល់ព្រះបន្ទូលព្រះអង្គ^{صلوات الله عليه والسلام} ទូទាត់ ។" អាល់- ហ្សៃសៃនី^{صلوات الله عليه والسلام} មានវចនៈថា៖ "មែន! សូមស្ស៊ីនីងអាល់ឡោះហ្គ័រ^{صلوات الله عليه والسلام} បណ្តាមិត្តខ្ញុំ^{صلوات الله عليه والسلام} នឹងត្រឡប់ទៅឋាន សួគ៌ ឯបុគ្គលនោះនិងមិត្តនឹងត្រឡប់ទៅឯភ្លើងនរក ។" (تفسير العياشي 1: 30 / 362)

قُلْ هُوَ الْقَادِرُ عَلَىٰ أَنْ يَبْعَثَ عَلَيْكُمْ عَذَابًا مِّنْ فَوْقِكُمْ أَوْ مِنْ تَحْتِ أَرْجُلِكُمْ أَوْ يَلْبَسَكُمْ شِيَعًا وَيُذِيقَ بَعْضَكُمْ بَأْسَ بَعْضٍ ۗ أَنْظُرْ كَيْفَ نُصَرِّفُ الْآيَاتِ لَعَلَّهُمْ يَفْقَهُونَ ﴿٦٥﴾

៦៥. ចូរអ្នកថា៖ "ព្រះអង្គមានមហិទ្ធានុភាពដាក់ទណ្ឌកម្មអស់លោក [ដោយសារអស់លោកសាង បាបកម្ម] ពីលើក្បាលអស់លោក (គឺពីលើមេឃ) ឬពីក្រោមជើងអស់លោក (គឺពីដី) ឬធ្វើឲ្យអស់លោក ជ្រួលច្របល់[ដោយធ្វើឲ្យអស់លោកទៅ]ជានិកាយនានា ធ្វើឲ្យអស់លោកមួយចំនួនបានភ្ញាក់អំពើ ហិង្សារបស់អស់លោកមួយចំនួនទៀត ។" ចូរអ្នកមើលចុះថាតើយើងអធិប្បាយព្រះសញ្ញាយើងម្តេចខ្លះ ដើម្បីនឹងឲ្យពួកគេយល់ ។

وَكَذَّبَ بِهِ قَوْمُكَ وَهُوَ الْحَقُّ ۗ قُلْ لَسْتُ عَلَيْكُمْ بِوَكِيلٍ ﴿٦٦﴾

៦៦. ប្រជាជាតិអ្នក (គឺក្រុមពួកបដិសេធសទ្ធាក្នុងលោក) បានហៅវា (គឺគូរអាន) ថាមុសា (កុហក) ថ្វីបើ វា (គឺគូរអាន) ជាការពិត (សច្ចធម៌) ។ ចូរអ្នក[ប្រាប់ពួកគេ]ថា៖ "ខ្ញុំពុំមែនអ្នកទទួលខុសត្រូវលើអស់ លោកទេ ។"

لِكُلِّ نَبِيٍّ مُّسْتَقَرٌّ وَسَوْفَ تَعْلَمُونَ ﴿٦٧﴾

៦៧. ដំណឹង[ប្រទំនាយ]នីមួយៗមានកាលកំណត់[និងមានពេល]របស់វា បន្តិចទៀតពួកអ្នកនឹងដឹង ។

អធិប្បាយអាយ៉ាស៊ូ ៦៥-៦៧

٦/٦٧-٦٥/٦ ثُمَّ قَالَ: وَ فِي رِوَايَةِ أَبِي الْجَارُودِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ: ﴿هُوَ الْقَادِرُ عَلَىٰ أَنْ يَبْعَثَ عَلَيْكُمْ عَذَابًا مِّنْ فَوْقِكُمْ﴾. قَالَ: «هُوَ الدُّخَانُ وَ الصَّيْحَةُ ﴿أَوْ مِنْ تَحْتِ أَرْجُلِكُمْ﴾ وَ هُوَ الْحَسْفُ ﴿أَوْ يَلْبَسَكُمْ شِيَعًا﴾ وَ هُوَ الْخِتْلَافُ فِي الدِّينِ، وَ طَعْنُ بَعْضِكُمْ عَلَىٰ بَعْضٍ ﴿وَ يُذِيقُ بَعْضَكُمْ بَأْسَ بَعْضٍ﴾ وَ هُوَ أَنْ يُقْتَلَ بَعْضُكُمْ بَعْضًا، فَكُلُّ هَذَا فِي أَهْلِ الْقِبْلَةِ، يَقُولُ اللَّهُ: ﴿أَنْظُرْ كَيْفَ نُصَرِّفُ الْآيَاتِ لَعَلَّهُمْ يَفْقَهُونَ * وَ كَذَّبَ بِهِ قَوْمُكَ وَ هُوَ الْحَقُّ﴾ يَعْنِي الْقُرْآنَ، كَذَّبَتْ بِهِ قُرَيْشٌ». (البرهان في تفسير القرآن ١

- الجزء : ٢ : صفحة : ٤٢٩ الحديث : ٣٥٠٢ / ٩٩ ، تفسير القمّي - الجزء : ١ : صفحة : ٢٠٤)**

6/65-67/1 [...] អាហ្វិ អាល់-ហ្ស័រដូ បានរាយការណ៍តមកពី អាហ្វិ យ៉ុក្កុហ្សារ^{صلوات الله عليه والسلام} ដែលមានវចនៈអំពី ព្រះបន្ទូលអស់ឡោះហ្វ័ [៦:៦៥] "ព្រះអង្គមានមហិទ្ធានុភាពដាក់ទណ្ឌកម្មអស់លោកពីលើក្បាលអស់ លោក ថា: "នេះគឺផ្សែងនិងសម្រែក ឬពីក្រោមជើងអស់លោក នេះគឺការបាក់ដី ឬធ្វើឲ្យអស់លោក ជ្រួលច្របល់ជានិកាយនានា នេះគឺការឈ្លោះប្រកែកគ្នាក្នុងសាសនានិងការនិយាយបង្ហាច់គ្នា ធ្វើឲ្យ អស់លោកមួយចំនួនបានភ្ញាក់អំពើហិង្សារបស់អស់លោកមួយចំនួនទៀត អស់លោកខ្លះសម្លាប់គ្នា ។ ទាំងនេះសំដៅទៅលើពួកគឺបឡាតូ (គឺពួកមុស្លីម) ដូចអស់ឡោះហ្វ័មានព្រះរាជបន្ទូលថា: ចូរអ្នក មើលចុះថាគេយើងអធិប្បាយព្រះសញ្ញាយើងម្តេចខ្លះ ដើម្បីនឹងឲ្យពួកគេយល់ ។ [៦:៦៦] ប្រជាជាតិអ្នក បានហៅវាថាមុសាថ្វីបើវាជាការពិត ។ មានន័យថាគួរអាន ពួកគួរយំស្របមាថាគួរអានជារឿង កុហក ។" (تفسير القمي 1 : 204)

٦٥/٦-٦٧/٢ الطبرسي: ﴿مَنْ فُوقَكُمْ﴾ السَّالِطِينَ الظَّالِمَةَ، وَ ﴿مَنْ تَحْتَ أَرْجُلِكُمْ﴾ الْعَبِيدِ السُّوءِ وَ مَنْ لَا خَيْرَ فِيهِ. قَالَ: وَ هُوَ الْمَرْوِيُّ عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ).

6/65-67/2 អាល់-តួប័រីស៊ី បានថា [៦:៦៥] ពីលើក្បាលអស់លោក គឺអំណាចគ្រប់គ្រងរបស់ជនទុច្ចរិត ឬពីក្រោមជើងអស់លោក គឺបាវអាក្រក់និងបុគ្គលដែលគ្មានសេចក្តីល្អនៅក្នុងខ្លួន ។ លោកបានថា: "នេះគឺសេចក្តីរាយការណ៍ដែលមកពី អាហ្វិ អាប់ខុលឡោះហ្វ័^{صلوات الله عليه والسلام} ។"

﴿أَوْ يَلْبَسَكُمْ شِيْعًا﴾ يَغْنِي يَضْرِبُ بَعْضَكُمْ بِبَعْضٍ بِمَا يُلْقِيهِ مِنَ الْعَدَاوَةِ وَالْعَصْبِيَّةِ. وَ هُوَ الْمَرْوِيُّ عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ). [៦:៦៥] ឬធ្វើឲ្យអស់លោកជ្រួលច្របល់ជានិកាយនានា មានន័យថាធ្វើឲ្យអស់លោកវាយប្រហារគ្នា ដោយដាក់អវិភាពនិងសេចក្តីលំអៀងទៅរវាងអស់លោក ។ នេះគឺសេចក្តីរាយការណ៍ដែលមកពី អាហ្វិ អាប់ខុលឡោះហ្វ័^{صلوات الله عليه والسلام} ។"

﴿وَ يُذِيقُ بَعْضَكُمْ بِأَسِّ بَعْضٍ﴾ قَالَ: سُوءَ الْجَوَارِ. قَالَ: وَ هُوَ الْمَرْوِيُّ عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ). (البرهان في تفسير القرآن ١ -

الجزء : ٢ : صفحة : ٤٢٨ الحديث : ٣٥٠٠ / ٩٩ ، مجمع البيان - الجزء : ٤ : صفحة : ٤٨٧)**

[៦:៦៥] ធ្វើឲ្យអស់លោកមួយចំនួនបានភ្ញាក់អំពើហិង្សារបស់អស់លោកមួយចំនួនទៀត លោកបាន ថា: "អ្នកជិតខាងអាក្រក់ ។" លោកបានថា: "នេះគឺសេចក្តីរាយការណ៍ដែលមកពី អាហ្វិ អាប់ខុលឡោះហ្វ័^{صلوات الله عليه والسلام} ។" (مجمع البيان 4 : 487)

وَإِذَا رَأَيْتَ الَّذِينَ يَخُوضُونَ فِي آيَاتِنَا فَأَعْرِضْ عَنْهُمْ حَتَّى يَخُوضُوا فِي حَدِيثٍ غَيْرِهِ وَإِمَّا يُنسِيَنَّكَ الشَّيْطَانُ فَلَا تَقْعُدْ بَعْدَ الذِّكْرَى مَعَ الْقَوْمِ الظَّالِمِينَ ﴿٦٨﴾

៦៨. ពេលអ្នកឃើញពួកគេដែលនិយាយឥតខ្លឹមសារអំពីបណ្តាព្រះសញ្ញាយើង ចូរអ្នកគេចចេញពីពួក គេ លុះត្រាតែពួកគេនិយាយរឿងផ្សេង ។ បើសិនជាស្មៃតួនធ្វើឲ្យអ្នកភ្លេចភ្លាំង បន្ទាប់ពីអ្នកនឹកឃើញ វិញ ចូរអ្នកកុំអង្គុយជាមួយមនុស្សទុច្ចរិត[ទាំងនោះ:] ។

وَمَا عَلَى الَّذِينَ يَتَّقُونَ مِنْ حِسَابِهِمْ مِنْ شَيْءٍ وَلَكِنْ ذِكْرِي لَعَلَّهُمْ يَتَّقُونَ ﴿٦٩﴾

៦៩. បណ្តាអ្នកក្រែងខ្លាច[អស់ឡោះហ្ន៎សីបចិត្ត]ពុំមាននាទីទូទាត់កាត់ក្តី[ទង្វើ]ពួកគេទេ តែ[បណ្តាអ្នកក្រែងខ្លាចអស់ឡោះហ្ន៎សីបចិត្ត]បានត្រឹមតែក្រើនរំពួក[ដាស់តឿន]ទេ ដើម្បីនឹងឲ្យពួកគេក្រែងខ្លាច [អស់ឡោះហ្ន៎ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់] ។

وَذَرِ الَّذِينَ اتَّخَذُوا دِينَهُمْ لَعِبًا وَلَهْوًا وَعَرَّتْهُمْ الْحَيَاةُ الدُّنْيَا وَذَكَّرَ بِهِ ۚ أَنْ تُبْسَلَ نَفْسٌ بِمَا كَسَبَتْ لَيْسَ لَهَا مِنْ دُونِ اللَّهِ وَلِيٌّ وَلَا شَفِيعٌ وَإِنْ تَعَدَّلَ كُلٌّ لِيُعَدَّلَ لَهَا لَا يُؤْخَذُ مِنْهَا أُولَئِكَ الَّذِينَ أُبْسِلُوا بِمَا كَسَبُوا لَهُمْ شَرَابٌ مِّنْ حَمِيمٍ وَعَذَابٌ أَلِيمٌ بِمَا كَانُوا يَكْفُرُونَ ﴿٧٠﴾

៧០. ចូរអ្នកចោលជនដែលទុកសាសនាខ្លួនជាល្បែង[ដោយចេតនា]និងជាការកំសាន្ត ដែលត្រូវជីវិតលោកនេះបោកបញ្ឆោត ។ តែចូរអ្នកដាស់តឿន[ពួកគេ]ដោយរបស់នេះ (គឺដោយគូរអាន) ក្រែងលោកជីវិតណាមួយរងវិនាសដោយសារអំពើ[អាក្រក់]ដែលខ្លួនបានសាង ថាក្រៅពីអស់ឡោះហ្ន៎ពុំមានអភិបាលនិងអ្នកជួយធ្វើអន្តរាគមន៍សម្រាប់ជីវិតនោះទេ ។ បើជីវិតនោះយកសព្វសារពើមកលោះខ្លួនគេនឹងមិនទទួលយកការលោះខ្លួននោះទេ (គឺយកមកលុបលាងបាបខ្លួន) ។ នេះគឺជនដែលត្រូវវិនាសដោយសារអំពើ[អាក្រក់]ដែលខ្លួនបានសាង ។ ពួកគេនឹងបានជីកទឹកពុះកញ្ជ្រោលនិងទណ្ឌកម្មវេទនាព្រោះពួកគេបានបដិសេធសទ្ធា [និងច្រានចោលសិក្ខាបទរបស់អស់ឡោះហ្ន៎] ។

قُلْ أَدْعُوا مِن دُونِ اللَّهِ مَا لَا يَنْفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰ أَعْقَابِنَا بَعْدَ إِذْ هَدَيْنَا اللَّهُ كَالَّذِي اسْتَهْوَتْهُ الشَّيَاطِينُ فِي الْأَرْضِ حَيْرَانَ لَهُ أَصْحَابٌ يَدْعُونَهُ إِلَىٰ الْهُدَىٰ أُتِيَ قُلٌ إِنَّ هُدَىٰ اللَّهِ هُوَ الْهُدَىٰ وَأَمْرًا لِّسُلَيْمٍ لِّرَبِّ الْعَالَمِينَ ﴿٧١﴾

៧១. ចូរអ្នកថា៖ "តើយើងគប្បីបូងស្ទូងផ្សេងពីអស់ឡោះហ្ន៎ទេនូវអ្វីដែលពុំអាចផ្តល់គុណប្រយោជន៍ (គឺឲ្យរង្វាន់) មិនអាចផ្តល់ទោស (គឺកែតម្រង់) ដល់យើងបានទេ ? តើយើងគប្បីបែរក្រោយវិញទេបន្ទាប់ពីអស់ឡោះហ្ន៎បានជីកនាំយើងហើយ ដូចបុគ្គលដែលពួកស្វែកូនបានទាក់ទាញចិត្ត រង្វង់រង្វាន់នៅលើផែនដី ? បុគ្គលនោះមានបណ្តាមិត្តភក្តិដែលហៅខ្លួនទៅរកមាតាត្រង់ត្រូវថា៖ "អ្នកមកជាមួយយើងមក!" ចូរអ្នកថា៖ "មគ្គទេសក៍[ជីកនាំ]របស់អស់ឡោះហ្ន៎ វាជាព្រះមគ្គទេសក៍[ជីកនាំពិតប្រាកដ] ។ យើងបានទទួលបញ្ហាមកថាឲ្យយើងសីបចិត្តស្មោះស្ម័គ្រម្ចាស់ពិភពទាំងពួង ។

وَأَنْ أَقِيمُوا الصَّلَاةَ وَآتَوْهُ وَهُوَ الَّذِي إِلَيْهِ تُحْشَرُونَ ﴿٧٢﴾

៧២. [យើងបានទទួលបញ្ហាមក]ថាចូរពួកអ្នកធ្វើនមស្តារ[ប្រជាអស់ឡោះហ្ន៎] និងចូរពួកអ្នកក្រែងខ្លាចព្រះអង្គ[យ៉ាងសីបចិត្ត] ។ ពួកអ្នកនឹងត្រូវប្រមូលទៅឯព្រះអង្គវិញ ។"

អធិប្បាយអាយ៉ាសុំ ៦៩-៧២

١/٧٢-٦٨/٦ ثُمَّ قَالَ عَلِيُّ بْنُ إِبْرَاهِيمَ: أَخْبَرَنَا أَحْمَدُ بْنُ إِدْرِيسَ، عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنِ الْحُسَيْنِ بْنِ سَعِيدٍ، عَنْ فَضَالَةَ بْنِ أَيُّوبَ، عَنْ سَيْفِ بْنِ عَمِيرَةَ، عَنْ عَبْدِ الْأَعْلَى بْنِ أَعْيَنَ، قَالَ: قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): «مَنْ كَانَ يُؤْمِنُ بِاللَّهِ وَ الْيَوْمِ الْآخِرِ فَلَا يَجْلِسُ فِي مَجْلِسٍ يُسَبُّ فِيهِ إِمَامٌ، أَوْ يُعْتَابُ فِيهِ مُسْلِمٌ، إِنَّ اللَّهَ يَقُولُ فِي كِتَابِهِ: ﴿وَ إِذَا رَأَيْتَ الَّذِينَ يَخُوضُونَ فِي آيَاتِنَا فَأَعْرِضْ عَنْهُمْ حَتَّىٰ

يُخَوِّضُوا فِي حَدِيثِ غَيْرِهِ وَ إِمَّا يُنْسِيَنَّكَ الشَّيْطَانُ فَلَا تُعْجِدْ بَعْدَ الدِّكْرِى مَعَ الْقَوْمِ الظَّالِمِينَ ﴿٢٠٤﴾. (البرهان في تفسير القرآن ١ - الجزء : ٢
صفحة : ٤٢٩ الحديث : ٩٩ / ٣٥٠٤ ، تفسير القمِّي - الجزء : ١ : صفحة : ٢٠٤)**

6/68-72/1 [...] អ្នកបំបាត់-អាក្រក់ ច្រើន អាក្រក់យ៉ាង បានរាយការណ៍ថា វិស្វលុលឡោះហ្ន៎មានព្រះ
វចនៈថា៖ "អ្នកណាជឿអស់ឡោះហ្ន៎និងថ្ងៃអវសាន អ្នកនោះមិនត្រូវអង្គុយក្នុងអង្គប្រជុំដែលគេជេរ
អ៊ីម៉ា ^{صلوات الله عليه والسلام} ឬក្នុងអង្គប្រជុំណាដែលគេនិយាយបង្ហាច់មុស្លីមទេ ។ អស់ឡោះហ្ន៎មានព្រះបន្ទូលនៅក្នុង
ព្រះគម្ពីរព្រះអង្គថា៖ [៦:៦៨] ពេលអ្នកឃើញពួកគេដែលនិយាយឥតខ្លឹមសារអំពីបណ្តាព្រះសញ្ញា
យើង ចូរអ្នកគេចចេញពីពួកគេ លុះត្រាតែពួកគេនិយាយរឿងផ្សេង ។ បើសិនជាស្មែត្រូវធ្វើឲ្យអ្នកភ្លេច
ភ្លាំង បន្ទាប់ពីអ្នកនឹកឃើញវិញ ចូរអ្នកកុំអង្គុយជាមួយមនុស្សទុច្ចរិត ។" (تفسير القمي 1: 204)

٦٨/٦-٧٢/٢ ابنُ بَابُوَيْهٍ، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ مُوسَى بْنِ الْمُتَوَكِّلِ (رَحِمَهُ اللهُ)، قَالَ: حَدَّثَنَا عَلِيُّ بْنُ الْحُسَيْنِ السَّعْدَانِي، عَنْ أَحْمَدَ
بْنِ أَبِي عَبْدِ اللَّهِ الْبَرْقِيِّ، عَنْ عَبْدِ الْعَظِيمِ بْنِ عَبْدِ اللَّهِ الْحُسَيْنِيِّ، قَالَ: حَدَّثَنِي عَلِيُّ بْنُ جَعْفَرٍ، عَنْ أَخِيهِ مُوسَى بْنِ جَعْفَرٍ، عَنْ أَبِيهِ (عَلَيْهِمَا
السَّلَامُ)، قَالَ: «قَالَ عَلِيُّ بْنُ الْحُسَيْنِ (عَلَيْهِ السَّلَامُ): لَيْسَ لَكَ أَنْ تُعْجِدَ مَعَ مَنْ شِئْتَ، لِأَنَّ اللَّهَ تَبَارَكَ وَ تَعَالَى يَقُولُ: ﴿وَ إِذَا رَأَيْتَ
الَّذِينَ يُخَوِّضُونَ فِي آيَاتِنَا فَأَعْرِضْ عَنْهُمْ حَتَّى يُخَوِّضُوا فِي حَدِيثِ غَيْرِهِ وَ إِمَّا يُنْسِيَنَّكَ الشَّيْطَانُ فَلَا تُعْجِدْ بَعْدَ الدِّكْرِى مَعَ الْقَوْمِ
الظَّالِمِينَ﴾.

6/68-72/2 [...] អ្នកបំបាត់ ច្រើន យ៉ាងក្តៅហូរបានរាយការណ៍តមកពីបង ^{صلوات الله عليه والسلام} លោក មូសា ច្រើន យ៉ាងក្តៅហូរ
តមកពីព្រះបិតា ^{صلوات الله عليه والسلام} ព្រះអង្គ ^{صلوات الله عليه والسلام} ដែលមានវចនៈថា អ្នកបំបាត់ ច្រើន អាល់-ហ្វ្រែសែនី ^{صلوات الله عليه والسلام} មាន
វចនៈថា៖ "លោកមិនត្រូវអង្គុយជាមួយអ្នកណាមួយបានតាមតែចិត្តទេ ព្រោះអស់ឡោះហ្ន៎មានព្រះ
បន្ទូលថា [៦:៦៨] ពេលអ្នកឃើញពួកគេដែលនិយាយឥតខ្លឹមសារអំពីបណ្តាព្រះសញ្ញាយើង ចូរអ្នក
គេចចេញពីពួកគេ លុះត្រាតែពួកគេនិយាយរឿងផ្សេង ។ បើសិនជាស្មែត្រូវធ្វើឲ្យអ្នកភ្លេចភ្លាំង បន្ទាប់ពី
អ្នកនឹកឃើញវិញ ចូរអ្នកកុំអង្គុយជាមួយមនុស្សទុច្ចរិត ។"

وَ لَيْسَ لَكَ أَنْ تَتَكَلَّمَ بِمَا شِئْتَ. لِأَنَّ اللَّهَ عَزَّ وَ جَلَّ قَالَ: ﴿وَ لَا تُعْجِدْ مَا لَيْسَ لَكَ بِهِ عِلْمٌ﴾، وَ لِأَنَّ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ
وَ آَلِهِ وَسَلَّمَ) قَالَ خَيْرًا فَعَمِمَ، أَوْ صَمَتَ فَسَلِمَ. وَ لَيْسَ لَكَ أَنْ تَسْمَعَ مَا شِئْتَ، لِأَنَّ اللَّهَ عَزَّ وَ جَلَّ يَقُولُ: ﴿إِنَّ السَّمْعَ وَ الْبَصَرَ
وَ الْفُؤَادَ كُلُّ أُولَئِكَ كَانَ عَنْهُ مَسْئُولًا﴾. (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٤٣٠ : الحديث : ٩٩ / ٣٥٠٥ ، علل
الشرايع - الجزء : ١ : صفحة : ٦٠٥ الحديث : ٨٠)**

លោកមិនអាចនិយាយអ្វីបានតាមតែចិត្តទេ ព្រោះអស់ឡោះហ្ន៎មានព្រះបន្ទូលថា៖ [១៧:៣៦] ចូរអ្នក
កុំតាមអ្វីដែលអ្នកមិនដឹងមិនស្គាល់នោះឡើយ និងព្រោះវិស្វលុលឡោះហ្ន៎មានព្រះវចនៈថា៖ "សូម
អស់ឡោះហ្ន៎អាណិតអាសូរចារណាដែលនិយាយល្អ ឬចុះចូលដោយស្ងាត់ៗ ។" អស់លោកមិនត្រូវ
ស្តាប់អ្វីបានតាមតែចិត្តទេ ព្រោះអស់ឡោះហ្ន៎មានព្រះបន្ទូលថា៖ [១៧:៣៦] ពិតណាស់ ត្រចៀក ភ្នែក
និងបេះដូង ទាំងអស់នេះនឹងត្រូវសាកសួរ ។" (علل الشرايع: 80 / 605)

٦٨/٦-٧٢/٣ الطَّبْرَسِيُّ: قَالَ أَبُو جَعْفَرٍ (عَلَيْهِ السَّلَامُ): «لَمَّا نَزَلَتْ ﴿فَلَا تُعْجِدْ بَعْدَ الدِّكْرِى مَعَ الْقَوْمِ الظَّالِمِينَ﴾ قَالَ الْمُسْلِمُونَ:
كَيْفَ نَصْنَعُ؟ إِنْ كَانَ كُلُّمَا اسْتَهْرَأَ الْمُشْرِكُونَ بِالْقُرْآنِ فُئِمْنَا وَ تَرَكْنَاهُمْ، فَلَا نَدْخُلُ إِذْنَ الْمَسْجِدِ الْحَرَامِ، وَ لَا نَطُوفُ بِالْبَيْتِ الْحَرَامِ!
فَأَنْزَلَ اللَّهُ تَعَالَى ﴿وَ مَا عَلَى الَّذِينَ يَتَّبِعُونَ مِنْ حِسَابِهِمْ مِنْ شَيْءٍ﴾ أَمْرُهُمْ بِتَذْكَيرِهِمْ [وَ تَبْصِيرِهِمْ] مَا اسْتَطَاعُوا. (البرهان في تفسير
القرآن ١ - الجزء : ٢ : صفحة : ٤٣٠ : الحديث : ٩٩ / ٣٥٠٦ ، مجمع البيان - الجزء : ٤ : صفحة : ٤٨٩)**

6/68-72/3 អាល់-តូបរីស៊ី បានថា អាប៊ូ យ៉ាក្កុហ្វា^{صلوات الله عليه} មានវចនៈថា៖ "កាលអាយ៉ាស៊ូ [៦:៦៨] បន្ទាប់ពីអ្នកនឹកឃើញវិញ ចូរអ្នកកុំអង្គុយជាមួយមនុស្សទុច្ចរិត ត្រូវបើកឲ្យដឹង ពួកមុស្លីមបានសួរថា៖ "តើយើងត្រូវធ្វើអ្វី? បើគេចំអកដាក់គូរអាន យើងត្រូវងើបចេញពីពួកគេ ។ ដូច្នេះយើងមិនត្រូវនៅឯម៉ាស់យ៉ូដូពិសិដ្ឋទេ មិនត្រូវដើរឆ្ងល់ព្រះមហាគ្រឹះពិសិដ្ឋទេ?" អល់ឡោះហ្គ័ឡា^{عليه السلام} ក៏បានបើកឲ្យដឹងថា៖ [៦:៦៩] បណ្តាអ្នកក្រែងខ្លាចពុំមាននាទីទូទាត់កាត់ក្តីពួកគេទេ ។ គេបញ្ជាឲ្យពួកគេក្រើនរំលឹកពួកគេ និងបំភ្លឺពួកគេតាមសមត្ថភាព ។" (مجمع البيان : 4 : 489)

وَهُوَ الَّذِي خَلَقَ السَّمَوَاتِ وَالْأَرْضَ بِالْحَقِّ وَيَوْمَ يَقُولُ كُنْ فَيَكُونُ قَوْلُهُ الْحَقُّ وَلَهُ الْمَلَكُ يَوْمَ يُنْفَخُ فِي الصُّورِ عِلْمُ الْغَيْبِ وَالشَّهَادَةِ وَهُوَ الْحَكِيمُ الْخَبِيرُ ﴿٧٣﴾

៧៣. ព្រះអង្គជាអ្នកបង្កើតបណ្តាមេឃនិងដីដោយការពិត (សច្ចធម៌) ។ ថ្ងៃដែលព្រះអង្គមានព្រះរាជតម្រាស់ថា៖ "ចូរកើតឡើង" វាក៏កើតឡើង ។ ព្រះរាជបន្ទូលព្រះអង្គគឺការពិត ។ អាណាចក្រជាកម្មសិទ្ធិរបស់ព្រះអង្គថ្ងៃដែលគេនឹងផ្តួសផ្តាច់[ដើម្បីបោះឲ្យរស់ឡើងវិញ] ។ ព្រះអង្គទ្រង់ញាណអទិស្សមានការណ៍និងទិស្សមានការណ៍ ។ ព្រះអង្គជាព្រះមុនិរាជ ព្រះអង្គទ្រង់ញាណឆ្លុះឆ្លាយ ។

អធិប្បាយអាយ៉ាស៊ូ ៧៣

١/٧٣/٦ علي بن إبراهيم، قال: قال عز و جل: ﴿أَو لَيْسَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِقَادِرٍ﴾ إلى قوله تعالى: ﴿كُنْ فَيَكُونُ﴾ قال: خزائنه في كاف و نون. (البرهان في تفسير القرآن - الجزء ١ - الجزء ٤ : صفحة : ٥٨٤ الحديث : ٩٩ / ٨٩٥٠ ، تفسير القمي - الجزء : ٢ : صفحة : ٢١٨)**

6/73/1 អាលី ប៊ិន អ៊ីបរ៉ូហ៊ីម បានថាអល់ឡោះហ្គ័ឡា^{عليه السلام} មានព្រះបន្ទូលថា៖ [៣៦:៨១] ព្រះអ្នកបង្កើតមេឃនិងផែនដីមិនមានសមត្ថភាពបង្កើតអ្វីដែលដូចពួកគេទេ? ដល់ព្រះបន្ទូលព្រះអង្គ^{عليه السلام} [៣៦:៨២] "ចូរកើត ឡើង!" អ្វីនោះក៏កើតឡើង ។ ព្រះអង្គ^{عليه السلام} បានស្តុកវា (គឺសព្វសារពើ) ទុកក្នុង "កាហ្វ" និង "នួន" ។" (218 : 2) (تفسير القمي 36:76-83)

٢/٧٣/٦ ابْنُ بَابُوَيْهٍ، قَالَ: حَدَّثَنِي أَبِي (رَحِمَهُ اللَّهُ)، قَالَ: حَدَّثَنَا سَعْدُ بْنُ عَبْدِ اللَّهِ، عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ عَيْسَى، عَنِ الْحَسَنِ بْنِ عَلِيِّ بْنِ فَضَّالٍ، عَنْ ثَعْلَبَةَ بْنِ مَيْمُونٍ، عَنْ بَعْضِ أَصْحَابِنَا، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِ اللَّهِ عَزَّ وَ جَلَّ: ﴿عَالِمُ الْغَيْبِ وَ الشَّهَادَةِ﴾. قَالَ: «الْغَيْبُ: مَا لَمْ يَكُنْ، وَ الشَّهَادَةُ: مَا قَدْ كَانَ». (البرهان في تفسير القرآن - الجزء ١ - الجزء ٢ : صفحة : ٤٣١ الحديث : ٣٥١٠ / ٩٩ ، معاني الأخبار - الجزء ١ : صفحة : ١٤٦ الحديث : ١)**

6/73/2 [...] អាប៊ូ អ៊ុបខ្ពុលឡោះហ្គ័ឡា^{صلوات الله عليه} មានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្គ័ឡា^{عليه السلام} [៦:៧៣] ព្រះអង្គទ្រង់ញាណ អទិស្សមានការណ៍និងទិស្សមានការណ៍ ថា៖ "អទិស្សមានការណ៍គឺអ្វីដែលនឹងកើតឡើងពេលខាងមុខ ។ ទិស្សមានការណ៍គឺអ្វីដែលបានកើតឡើងរួចហើយ ។" (معاني الأخبار: 1/146)

٣/٧٣/٦ ابْنُ بَابُوَيْهٍ، قَالَ: حَدَّثَنَا جَعْفَرُ بْنُ مُحَمَّدِ بْنِ مَسْرُورٍ (رَضِيَ اللَّهُ عَنْهُ)، قَالَ: حَدَّثَنَا الْحُسَيْنُ بْنُ مُحَمَّدِ بْنِ عَامِرٍ، عَنْ عَمِّهِ عَبْدِ اللَّهِ بْنِ عَامِرٍ، عَنِ الْحَسَنِ بْنِ مُحَمَّدِ بْنِ مَجْبُوبٍ، عَنْ مُقَاتِلِ بْنِ سُلَيْمَانَ، قَالَ: قَالَ أَبُو عَبْدِ اللَّهِ الصَّادِقِ (عَلَيْهِ السَّلَامُ): «لَمَّا صَعَدَ مُوسَى (عَلَيْهِ السَّلَامُ) إِلَى الطُّورِ فَتَنَاجَى رَبَّهُ عَزَّ وَ جَلَّ، قَالَ: رَبِّ، أَرِنِي خَزَائِنَكَ، فَقَالَ: يَا مُوسَى، إِنَّمَا خَزَائِنِي إِذَا أَرَدْتُ شَيْئًا أَنْ أَقُولَ لَهُ: كُنْ،

فَيَكُونُ». (البرهان في تفسير القرآن ١ - الجزء : ٤ : صفحة : ٥٨٤ الحديث : ٩٩ / ٨٩٥٢ ، التوحيد - الجزء : ١ : صفحة : ١٣٣ الحديث : ١٧)**

6/73/3 [...] មុក្ខិទិល បឺន ស៊ូឡែម៉ាន បានថា អាច្ចិ អាប់ខុលឡោះហ្គិ អាល់-ស្វ័ខ្ចិក្កិ មាន រចនៈថា៖ "កាលមូសាបានទៅដល់ភ្នំហ្វី ទៅនិយាយជាមួយមូសា ព្រះអង្គបាន ទូលថា៖ "មូសាអើយ! សូមព្រះអង្គបង្ហាញទូលព្រះបង្គំជាខ្ញុំនូវទ្រព្យសម្បត្តិរបស់ព្រះអង្គ ។" ព្រះអង្គមានព្រះបន្ទូលថា៖ "មូសាអើយ! ទ្រព្យសម្បត្តិរបស់អញគឺ អញចង់អ្វីមួយ អញ ថា៖ [៦:៧៣] "ចូរកើតឡើង!" វាក៏កើតឡើង ។" (17/ 133 (التوحيد: 17/ 133))

٤/٧٣/٦ فِي نَهْجِ الْبَلَاغَةِ يَقُولُ لِمَا أَرَادَ كَوْنُهُ: كُنْ فَيَكُونُ لَا بِصَوْتٍ يَفْرَعُ وَلَا نِدَاءٍ يُسْمَعُ، وَإِنَّمَا كَلَامُهُ سُبْحَانَهُ فِعْلٌ مِنْهُ أَنْشَأَهُ وَ مَثَلُهُ لَمْ يَكُنْ مِنْ قَبْلِ ذَلِكَ كَائِنًا، وَ لَوْ كَانَ قَدِيمًا لَكَانَ إِهْلًا ثَانِيًا. (تفسير نور الثقلين ، ج 4 ، ص 397)

6/73/4 នៅក្នុង ណាស់យ៉ូល បាឡាភ្នំ អ៊ីម៉ា មានរចនៈថា "កាលអល់ឡោះហ្គិចង់បង្កើត ភពផែនដែនចក្រវាល ព្រះអង្គមានព្រះបន្ទូលថា៖ "ចូរកើតឡើង វាក៏កើតឡើង" មិនមែនដោយ សម្លេងទេ មិនមែនដោយការប្រកាសដែលគេឮទេ ។ នេះគឺព្រះវាចារបស់ព្រះដ៏មហាវង្ស ព្រះ សកម្មភាពរបស់ព្រះអង្គ ព្រះចំណង់របស់ព្រះអង្គនិងអ្វីដែលស្រដៀងនេះដែរ ។ មិនមានភពផែន ដែនចក្រវាលដូចនេះទេកាលពីមុននោះ ។ បើមានភពផែនដែនចក្រវាលដូចនេះដែរកាលពីមុននោះ បានសេចក្តីថាប្រាកដជាមានព្រះមួយទៀត ។" (تفسير نور الثقلين 4: 397)

٥/٧٣/٦* وَ عَنْهُ رَفَعَهُ عَنِ الْحَسَنِ بْنِ رَاشِدٍ عَنِ يَعْقُوبَ بْنِ جَعْفَرٍ عَنْ أَبِي إِسْرَاهِيمَ (عَلَيْهِ السَّلَامُ) أَنَّهُ قَالَ لَا أَقُولُ إِنَّهُ قَائِمٌ فَأَزِيدُهُ عَنْ مَكَانِهِ وَلَا أَحُدُّهُ بِمَكَانٍ يَكُونُ فِيهِ وَلَا أَحُدُّهُ أَنْ يَتَحَرَّكَ فِي شَيْءٍ مِنَ الْأَرْكَانِ وَالْجَوَارِحِ وَلَا أَحُدُّهُ بِلَفْظٍ شَقِ فِيمَ وَ لَكِنْ كَمَا قَالَ اللَّهُ تَبَارَكَ وَ تَعَالَى ﴿كُنْ فَيَكُونُ﴾ بِمَشِيئَتِهِ مِنْ غَيْرِ تَرَدُّدٍ فِي نَفْسٍ صَمَدًا فَرَدًّا لَمْ يَخْتَجِ إِلَى شَرِيكَ يَذْكُرُ لَهُ مُلْكُهُ وَ لَا يَفْتَحُ لَهُ أَبْوَابَ عِلْمِهِ. (الكافي - الجزء : ١ : صفحة : ١٢٥ حديث : ٢)

*6/73/5 [...] រាយការណ៍មកពី យ៉ាក្តុគុប បឺន យ៉ាក្តុហ្វារ តមកពី អាច្ចិ អ៊ីបរ៉ូហ៊ីម មានរចនៈថា៖ " ព្រះអង្គមានព្រះបន្ទូលថា៖ " មិនថាព្រះអង្គឈរទេ ព្រោះខ្ញុំនឹងលើកព្រះអង្គចេញពី កន្លែងរបស់ព្រះអង្គ ។ ខ្ញុំមិនកំណត់ព្រំដែនឲ្យព្រះអង្គទេ ។ ខ្ញុំមិនកំណត់ព្រំដែនឲ្យ ព្រះអង្គទេដោយថាព្រះអង្គចូលទៅក្នុងអ្វីមួយដែលជារត្ននិងជាប៉ែកនៃខ្លួនប្រាណ ។ មិន កំណត់ព្រំដែនឲ្យព្រះអង្គទេដោយថាព្រះអង្គមានមាត់ឬមានអណ្តាត ។ តែអល់ឡោះហ្គិមានព្រះ វាជបន្ទូលថា៖ [៦:៧៣] "ចូរកើតឡើង!" វាក៏កើតឡើង ដោយព្រះបំណងរបស់ព្រះអង្គដោយឥត ស្នាក់ស្ទើរនៅក្នុងព្រះហឫទ័យ ។ ព្រះអង្គគឺ អាល់-ស្វ័ម៉ាដូ តែឯកឯងគត់ មិនត្រូវការដៃគូទេដើម្បី ថ្លែងអំពីព្រះរាជាណាចក្ររបស់ព្រះអង្គ ឬដើម្បីបើកទ្វារព្រះរាជអភិញ្ញាប្រាណរបស់ព្រះអង្គ ។" (2 / 125 : 1 (الكافي))

٦/٧٣/٦ مُحَمَّدٌ بْنُ يَعْقُوبَ: عَنْ أَحْمَدَ بْنِ إِدْرِيسَ، عَنْ مُحَمَّدِ بْنِ عَبْدِ الْجَبَّارِ، عَنْ صَفْوَانَ بْنِ يَحْيَى، قَالَ: قُلْتُ لِأَبِي الْحَسَنِ (عَلَيْهِ السَّلَامُ): أَخْبِرْنِي عَنِ الْإِرَادَةِ مِنَ اللَّهِ، وَ مِنَ الْخَلْقِ؟ قَالَ: فَقَالَ: «الْإِرَادَةُ مِنَ الْخَلْقِ: الضَّمِيرُ، وَ مَا يَبْدُو لَهُمْ بَعْدَ ذَلِكَ مِنَ الْفِعْلِ. وَ أَمَّا مِنَ اللَّهِ تَعَالَى فِإِرَادَتُهُ: إِحْدَاثُهُ، لَا غَيْرَ ذَلِكَ، لِأَنَّهُ لَا يَرَوِي، وَ لَا يَهْمُ، وَ لَا يَتَفَكَّرُ، وَ هَذِهِ الصِّفَاتُ مَنْفِيَةٌ عَنْهُ، وَ هِيَ صِفَاتُ الْخَلْقِ، فِإِرَادَةُ اللَّهِ الْفِعْلُ لَا غَيْرَ ذَلِكَ، يَقُولُ لَهُ: ﴿كُنْ، فَيَكُونُ﴾. بِلَا لَفْظٍ، وَ لَا تُطْقَى بِلِسَانٍ، وَ لَا هِمَّةً، وَ لَا تَفَكُّرًا، وَ لَا كَيْفَ لِذَلِكَ، كَمَا

أَنَّهُ لَا كَيْفَ لَهُ، فَسُبْحَانَ الَّذِي يَدِيهِ مَلَكُوتُ كُلِّ شَيْءٍ وَإِلَيْهِ تُرْجَعُونَ».* (البرهان في تفسير القرآن ١ - الجزء : ٤ : صفحة : ٥٨٤
الحديث : ٩٩ / ٨٩٥١ ، الكافي - الجزء : ١ : صفحة : ١٠٧ الحديث : ٣)

6/73/6 [...] សូមព្រះអង្គ ថា៖ "សូមព្រះអង្គ ប្រាប់ទូលបង្គំអំពីព្រះឆន្ទៈអស់ឡោះហ្ន៎ និងចំណង់របស់សត្វលោក ?" ព្រះអង្គ មានវចនៈ ថា៖ "ចំណង់របស់សត្វលោកគឺសម្បជញ្ញៈ វានាំទៅរកទង្វើក្រោយពីចំណង់នោះ ។ ចំណែកឯ អស់ឡោះហ្ន៎វិញ ព្រះឆន្ទៈព្រះអង្គគឺការបង្កើតរបស់ព្រះអង្គ មិនផ្សេងពីនេះទេ ព្រោះព្រះអង្គ មិនថ្លែងរៀបរាប់ទេ មិនស្មានប្រមាណទេ មិនរិះគិតទេ ទាំងនេះមិនមែនជាគុណសម្បត្តិរបស់ព្រះអង្គ ទេ អ្វីទាំងនេះជាគុណសម្បត្តិរបស់សត្វលោក ។ ព្រះឆន្ទៈរបស់អស់ឡោះហ្ន៎គឺព្រះទង្វើ មិនផ្សេងពី នេះទេ ។ ព្រះអង្គនិយាយដាក់វាថា៖ "ចូរកើតឡើង !" វាក៏កើតឡើង ដោយគ្មានព្រះបន្ទូល ដោយគ្មាន ការនិយាយដោយអណ្តាត ដោយគ្មានការស្មានប្រមាណ ដោយគ្មានការរិះគិត និងដោយមិនប្រើ អារម្មណ៍ដើម្បីបង្កើតវាទេ ដោយគ្មាន "ត្រង់ណា" ទេ ព្រោះព្រះអង្គមិនមាន "ត្រង់ណា" ទេ ។ [៣៦:៨៣] សូមថ្វាយសេចក្តីរុងរឿងចំពោះព្រះដែលគ្រប់គ្រង សព្វសារពើក្នុងព្រះហត្ថព្រះអង្គ ។ ពួក អ្នកនឹងត្រូវនាំខ្លួនត្រឡប់ទៅឯព្រះអង្គវិញ ។" (3 / 109 : 1) (الكافي) 36:76-83

نصف
الجزء
١٤

وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ إِذْ أَرَّأَتْ تَخَذُ أَصْنَامًا ءِالِهَةً إِنِّي أَرَأَيْتَكَ إِذْ أَوْفَوْتَكَ فِي ضَلَالٍ مُّبِينٍ ﴿٧٤﴾

៧៤. [ចូរអ្នករំលឹកមនុស្សទាំងឡាយ] កាលអ៊ីបរហ៊ីមបានប្រាប់អាស្វាវ ឪពុកគេ (ឪពុកមា ឬ ឪពុកធំ) ថា៖ "លោកឪពុកយករបបដីមាជាព្រះឬ ? ខ្ញុំឃើញថាលោកឪពុកនិងប្រជាជាតិរបស់លោកឪពុកនៅ ក្នុងកំហុសជាក់ស្តែង ។"

អាយ៉ាទុលឡោះហ្ន៎ អាត្មា ហ្ន៎ មីរស្វា ម៉ាស្តុខ្លី ពូយ៉ា យ៉ាស្តុខ្លី អ្នកអធិប្បាយគួរអានបានឲ្យដឹងថា នាសម័យអ៊ីបរហ៊ីមគេហៅមេត្រូសារថា "ឪពុក" នេះគឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ (អ្នកណាក៏ដឹង ដែរ) ។ បណ្តាអ្នកកាន់សាសនាគ្រិស្តហៅបព្វជិតពួកគេថា "ឪពុក" ហើយពួកគេហៅព្រះជាម្ចាស់ថា ឪពុកដែលនៅឯឋានសួគ៌ក្នុងន័យតែមួយ ។ ច្រើនទំនៀមបានឲ្យដឹងថាឪពុកពិតរបស់អ៊ីបរហ៊ីម បានស្លាប់មុនព្រះអង្គកើតមកម៉្លេះ ហើយអាស្វាវ ឪពុកមា (ឬឪពុកធំ) របស់ព្រះអង្គបានយក ព្រះអង្គមកចិញ្ចឹម ។ អាស្វាវជាមេត្រូសាររបស់ព្រះអង្គ ។ គេបានឲ្យដឹងដែរថា អាស្វាវ ឪពុក មា (ឬឪពុកធំ) របស់ព្រះអង្គបានរៀបការជាមួយម្តាយព្រះអង្គ ក្រោយពីឪពុកព្រះអង្គបាន ស្លាប់ ដូច្នោះអាស្វាវជាឪពុកចុងរបស់ព្រះអង្គដែរ ។ ព្រះសាស្តាបានអះអាងថាភាពមិនបរិសុទ្ធ នៃអវិជ្ជន្តការនិងភាពអសទ្ធាមិនដែលលើសពីព្រះលើអ្នកណាម្នាក់ក្នុងបណ្តាបុព្វបុរស ដូនតារបស់ព្រះអង្គ ឡើយ តាំងពីអាដ្វាមកដល់អាប់ខុលឡោះហ្ន៎ កំណត់ហេតុខាងលើនេះក៏បានបញ្ជាក់ដូច្នោះ ដែរ ។ ពាក្យថា អាប អាចមានន័យថា មា (ឬ អី) ឬ បុព្វបុរស ដូចអ៊ីសម៉ាអ៊ីល ឪពុកធំរបស់ យ៉ាកូបដែរ ដែលគេហៅថា អាប នៅក្នុងអាយ៉ាស្តុ ១៣៣ សូរ៉េត្តិ អាល់-បាក្វីរ៉េត្តិ ។ យោលតាមគម្ពីរគ្រិស្ត រត្ត លោកប្បត្តិ ១១:២៧ ឈ្មោះរបស់ឪពុករបស់អ៊ីបរហ៊ីមគឺ គេវៈហ៍ ។ នៅក្នុងគម្ពីរ តាល់មូដ ឈ្មោះរបស់លោកគឺ ថេវ៉ាស្ត ។ នៅក្នុងអាយ៉ាស្តុ ៤១ សូរ៉េត្តិ អ៊ីបរហ៊ីម អ៊ីបរហ៊ីមបានបូងស្លូង អស់ឡោះហ្ន៎ឲ្យឪពុកម្តាយព្រះអង្គ ជាមួយបណ្តាអ្នកសទ្ធា សរឲ្យឃើញថាឪពុកព្រះអង្គជា អ្នកមានសទ្ធា បើពុំនោះសោតព្រះសាស្តាអស់ឡោះហ្ន៎មិនអាចយកអ្នកអសទ្ធាមកចូលរួមជាមួយ

បណ្តាអ្នកមានសទ្ធាបានឡើយ ហើយបូងសូងអស់ឡោះហ្ន៎ ដើម្បីបន្តិចបន្តួចបាំងអ្នកនោះដោយព្រះមេត្តាធម៌របស់អស់ឡោះហ្ន៎ ។ អាស្យាវជាឪពុកមា (ឬឪពុកធំ) របស់ព្រះអង្គ ឬជាបងប្អូនប្រុសរបស់ជីតារបស់ព្រះអង្គ ។

وَكَذَلِكَ نُرِي إِبْرَاهِيمَ مَلَكُوتَ السَّمَوَاتِ وَالْأَرْضِ وَلِيَكُونَ مِنَ الْمُوقِنِينَ ﴿٧٥﴾

៧៥. ដូច្នោះឯងដែលយើងបានបង្ហាញឲ្យអ៊ីប្រាហ្វឹមឃើញអាណាចក្រមេឃនិងដី ដើម្បីនឹងឲ្យគេនៅក្នុងបណ្តាអ្នកជឿជាក់ក្នុងចិត្ត ។

فَلَمَّا جَنَّ عَلَيْهِ اللَّيْلُ رَأَى كَوْكَبًا قَالَ هَذَا رَبِّي فَلَمَّا أَفَلَ قَالَ لَا أَحِبُّ الْأَفْلِينَ ﴿٧٦﴾

៧៦. ពេលរត្តិកាល (គឺរត្រីកាល) បានគ្របដណ្តប់លើគេ គេបានឃើញផ្កាយមួយដួងហើយបានថា៖ "តើនេះ[អាច]ជាម្ចាស់ខ្ញុំទេ ?" លុះវាលិចបាត់ទៅ គេបានថា៖ "ខ្ញុំមិនចូលចិត្តអ្នកលិចបាត់ទេ ។"

فَلَمَّا رَأَى الْقَمَرَ بَازِعًا قَالَ هَذَا رَبِّي فَلَمَّا أَفَلَ قَالَ لِمَ لَمْ يَهْدِنِي رَبِّي لَأَكُونَنَّ مِنَ الْقَوْمِ الضَّالِّينَ ﴿٧٧﴾

៧៧. ពេលគេបានឃើញខែរះ គេបានថា៖ "តើនេះ[អាច]ជាម្ចាស់ខ្ញុំទេ ?" តែលុះខែលិចបាត់ទៅ គេបានថា៖ "បើម្ចាស់ខ្ញុំមិនដឹកនាំខ្ញុំទេ ខ្ញុំនឹងនៅក្នុងបណ្តាជនខុសមាតិកា ។"

فَلَمَّا رَأَى الشَّمْسَ بَازِغَةً قَالَ هَذَا رَبِّي هَذَا أَكْبَرُ فَلَمَّا أَفَلَتْ قَالَ يُرِيدُ أَنِ يَكْفُرًا بِرَبِّي لَأَكُونَنَّ مِنَ الْقَوْمِ الضَّالِّينَ ﴿٧٨﴾

៧៨. ពេលគេបានឃើញថ្ងៃរះ គេបានថា៖ "តើនេះ[អាច]ជាម្ចាស់ខ្ញុំទេ ? នេះធំជាងគេ !" តែលុះថ្ងៃលិចបាត់ទៅ គេបានថា៖ "ប្រជាជាតិខ្ញុំអើយ ! ខ្ញុំសូមបដិសេធចោលនូវអ្វីដែលអស់លោកយកមកផ្គូផ្គងហ៊ុនហាយ[ជាដៃគូជាមួយអស់ឡោះហ្ន៎] ។"

إِنِّي وَجَّهْتُ وَجْهِيَ لِلَّذِي فَطَرَ السَّمَوَاتِ وَالْأَرْضَ حَنِيفًا وَمَا أَنَا مِنَ الْمُشْرِكِينَ ﴿٧٩﴾

៧៩. ខ្ញុំបែរមុខខ្ញុំ (គឺចិត្តខ្ញុំ) ទៅរកព្រះអ្នកបង្កើតបណ្តាមេឃនិងដី ជាអ្នកទៀងត្រង់ ខ្ញុំពុំមែនជាម្ចាស់ក្នុងបណ្តាអ្នកផ្គូផ្គងហ៊ុនហាយ[ជាដៃគូជាមួយអស់ឡោះហ្ន៎]ទេ ។"

وَحَاجَّهُ قَوْمُهُ قَالَ أَتُحَاجُّونِي فِي اللَّهِ وَقَدْ هَدَانِ وَلَا أَخَافُ مَا تُشْرِكُونَ بِهِ إِلَّا أَن يَشَاءَ رَبِّي شَيْئًا وَسِعَ رَبِّي كُلَّ شَيْءٍ عِلْمًا أَفَلَا تَتَذَكَّرُونَ ﴿٨٠﴾

៨០. [ក្រុមជនទុច្ចរិតនៃ]ប្រជាជាតិគេបានឈ្លោះជាមួយគេ ។ គេបានថា៖ "អស់លោកឈ្លោះជាមួយខ្ញុំ រឿងអស់ឡោះហ្ន៎ ព្រោះព្រះអង្គដឹកនាំខ្ញុំឬ ? ខ្ញុំមិនខ្លាចអ្វីដែលអស់លោកយកមកផ្គូផ្គងហ៊ុនហាយ[ជាដៃគូ]ជាមួយព្រះអង្គទេ [ពុំមានអ្វីអាចកើតឡើងបានទាល់តែសោះ] វៀរលែងតែអ្វីដែលម្ចាស់ខ្ញុំទ្រង់មានព្រះបំណង ។ ម្ចាស់ខ្ញុំគ្របដណ្តប់សព្វសារពើដោយព្រះអភិញ្ញាព្រះអង្គ ។ អស់លោកមិនភ្ញាក់រឭកទេ ?

وَكَيْفَ أَخَافُ مَا أَشْرَكْتُمْ وَلَا تَخَافُونَ أَنَّكُمْ أَشْرَكْتُم بِاللَّهِ مَا لَمْ يُنَزَّلْ بِهِ عَلَيْكُمْ سُلْطَانًا فَأَيُّ الْفَرِيقَيْنِ أَحَقُّ بِالْأَمْنِ إِنْ كُنْتُمْ تَعْلَمُونَ ﴿٨١﴾

៨១. ហេតុអ្វីខ្ញុំត្រូវខ្លាចអ្វី (គឺព្រះ) ដែលអស់លោកយកមកផ្គូផ្គងហ៊ុនហាយ[ជាដៃគូជាមួយអស់ឡោះហ្ន៎] បើអស់លោកមិនខ្លាចយកអ្វី (គឺព្រះនិងរូបបដិមាផ្សេងៗ) មកផ្គូផ្គងហ៊ុនហាយ[ជាដៃគូ] ជាមួយអស់ឡោះហ្ន៎ទេនោះ ព្រះអង្គពុំបានដាក់ចុះមកឲ្យអស់លោកនូវការអនុញ្ញាតឲ្យធ្វើដូច្នោះទេ ? តើក្រុមណាមួយក្នុងបណ្តាក្រុមទាំងពីរនេះ (គឺពួកគោរពរូបបដិមារូបពួកមានសទ្ធាចំពោះអស់ឡោះហ្ន៎) ដែលសក្តិសមនឹងបានសន្តិសុខជាងគេ [ឆ្លើយខ្ញុំមក]បើអស់លោកដឹង ?"

الَّذِينَ آمَنُوا وَلَمْ يَلْبِسُوا إِيمَانَهُمْ بِظُلْمٍ أُولَئِكَ لَهُمُ الْأَمْنُ وَهُمْ مُهْتَدُونَ ﴿٨٢﴾

៨២. បណ្តាអ្នកដែលមានសទ្ធា ដែលមិនលាយឡំជំនឿខ្លួនជាមួយវិសមធម៌ទេ ជនទាំងនោះនឹងបានសន្តិសុខ ពួកគេស្ថិតនៅលើមាគ៌ាត្រឹមត្រូវ ។

وَتِلْكَ حُجَّتُنَا آتَيْنَاهَا إِبْرَاهِيمَ عَلَى قَوْمِهِ نَرْفَعُ دَرَجَاتٍ مَن نَّشَاءُ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ ﴿٨٣﴾

៨៣. នេះគឺសេចក្តីអះអាងរបស់យើងដែលយើងបានឲ្យទៅអ៊ីប្រាហ្វឹមលើក្រុមគេទល់នឹងប្រជាជាតិគេ ។ យើងលើកឋាននូវសក្តិឲ្យអ្នកណាមួយស្រេចតែលើយើង ។ ម្ចាស់អ្នកប្រកបដោយប្រាជ្ញាញាណបារមី (គឺជាព្រះមុនិរាជ) ព្រះអង្គទ្រង់ញាណ ។

អធិប្បាយអាយ៉ាស់ ៧៤-៨៣

١/٨٣-٧٤/٦ حَدَّثَنَا أَحْمَدُ بْنُ مُحَمَّدٍ عَنْ أَبِيهِ عَنْ عَبْدِ اللَّهِ بْنِ الْمُعْتَبِرِ عَنْ عَبْدِ اللَّهِ بْنِ مُسْكَانَ قَالَ قَالَ أَبُو عَبْدِ اللَّهِ عَلَيْهِ السَّلَامُ: ﴿وَكَذَلِكَ نُرِي إِبْرَاهِيمَ مَلَكُوتَ السَّمَاوَاتِ وَالْأَرْضِ وَلِيَكُونَ مِنَ الْمُوقِنِينَ﴾ قَالَ كُشِطَ لِإِبْرَاهِيمَ السَّمَاوَاتُ السَّبْعُ حَتَّى نَظَرَ إِلَى مَا فَوْقَ الْعَرْشِ وَ كُشِطَ لَهُ الْأَرْضُ حَتَّى رَأَى مَا فِي الْهُوَاءِ وَ فَعَلَ بِمُحَمَّدٍ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ مِثْلُ ذَلِكَ وَ إِنِّي لَأَرَى صَاحِبَكُمْ وَ الْأَيْمَةَ مِنْ بَعْدِهِ قَدْ فَعَلَ بِكُمْ مِثْلُ ذَلِكَ. (بصائر الدرجات ج ١ ص ١٠٧ ح ٢)

6/74-83/1 [...] អាប់ខុលឡោះហ្ន៎ ប៊ីន មុសកាន់ បានរាយការណ៍ថា អាហ្វិ អាប់ខុលឡោះហ្ន៎ ^{صلوات الله عليه والسلام} មានរចនៈថា៖ "[៦:៧៥] ដូច្នោះឯងដែលយើងបានបង្ហាញឲ្យអ៊ីប្រាហ្វឹមឃើញអាណាចក្រមេឃនិងដីដើម្បីនឹងឲ្យគេនៅក្នុងបណ្តាអ្នកជឿជាក់ក្នុងចិត្ត ។ គេបានកោសមេឃទីប្រាំពីរឲ្យអ៊ីប្រាហ្វឹម ^{عليه السلام} ទាល់តែព្រះអង្គ ^{عليه السلام} មើលឃើញអ្វីដែលនៅពីលើផែនដី ។ គេបានកោសផែនដីឲ្យព្រះអង្គ ^{عليه السلام} ទាល់តែព្រះអង្គ ^{عليه السلام} មើលឃើញអ្វីដែលនៅលើអាកាសផែនដីនោះ ។ គេបានធ្វើដូចនេះដែរឲ្យមូហាំម៉ាដ្យ ^{عليه السلام} ដូចគេបានឲ្យម្ចាស់ ^{صلوات الله عليه والسلام} របស់អស់លោក (គឺខ្លួនព្រះអង្គ ^{عليه والسلام} ពោលគឺ អាហ្វិ អាប់ខុលឡោះហ្ន៎ ^{عليه والسلام}) បានឃើញដែរ ។ គេនឹងធ្វើបែបនេះដែរជាមួយបណ្តាអ៊ីម៉ា ^{عليهم السلام} ក្រោយៗមកទៀត ។"

(بصائر الدرجات 1: 107/2)

٢/٨٣-٧٤/٦ فَقَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ: يَا أَبَا جَهْلٍ أَوْ مَا عَلِمْتَ قِصَّةَ إِبْرَاهِيمَ الْحَلِيلِ عَلَيْهِ السَّلَامُ لَمَّا رُفِعَ فِي الْمَلَكُوتِ، وَ ذَلِكَ قَوْلُ رَبِّي: « وَ كَذَلِكَ نُرِي إِبْرَاهِيمَ مَلَكُوتَ السَّمَاوَاتِ وَالْأَرْضِ وَ لِيَكُونَ مِنَ الْمُوقِنِينَ » قَوَى اللَّهُ بَصْرَهُ لَمَّا رَفَعَهُ

دُونَ السَّمَاءِ حَتَّىٰ أَبْصَرَ الْأَرْضَ وَ مَنْ عَلَيْهَا طَاهِرِينَ وَ مُسْتَتْرِبِينَ فَرَأَى رَجُلًا وَ امْرَأَةً عَلَىٰ فَاحِشَةٍ فَدَعَا عَلَيْهِمَا بِالْهَلَاقِ فَهَلَكَا، ثُمَّ رَأَىٰ آخَرَيْنِ فَدَعَا عَلَيْهِمَا بِالْهَلَاقِ، فَهَلَكَا، ثُمَّ رَأَىٰ آخَرَيْنِ فَهَمَّ بِالْدُعَاءِ عَلَيْهِمَا،

6/74-83/2 វិស្វលុលឡោះហ្ន៎ មានព្រះវចនៈថា៖ "អាចូ យ៉ាហ្គាល់អ៊ីយ! លោកដឹងរឿងអ៊ុបវ័ហ្ន៎ម មិត្តរបស់អល់ឡោះហ្ន៎ទេ កាលគេបានលើកព្រះអង្គឡើងទៅលើព្រះរាជាណាចក្រ នេះគឺ ព្រះរាជបន្ទូលព្រះម្ចាស់ ខ្ញុំ ដូច្នោះឯងដែលយើងបានបង្ហាញឲ្យអ៊ុបវ័ហ្ន៎មឃើញអាណាចក្រមេឃនិងដី ដើម្បីនឹងឲ្យគេនៅក្នុងបណ្តាអ្នកជឿជាក់ក្នុងចិត្ត ។ អល់ឡោះហ្ន៎បានពង្រឹងកម្លាំងភ្នែក ព្រះអង្គ ទាល់តែព្រះអង្គអាចមើលឃើញផែនដីទាំងបណ្តាអ្នកដែលគេមើលឃើញ ទាំង បណ្តាអ្នកដែលគេមើលមិនឃើញ ។ ព្រះអង្គបានឃើញយុសនិងស្រីប្រព្រឹត្តអំពើលាមក ព្រះអង្គ បានបូងស្នូលឲ្យបុគ្គលទាំងនេះវិនាស បុគ្គលទាំងនេះក៏ត្រូវវិនាស ។ ព្រះអង្គបានឃើញមួយគូ ទៀតប្រព្រឹត្តអំពើតែមួយ ព្រះអង្គបានបូងស្នូលឲ្យគូនេះវិនាស ។

فَأَوْحَىٰ اللَّهُ تَعَالَىٰ إِلَيْهِ: يَا إِبْرَاهِيمُ أَكْفَفْتُ دَعْوَتَكَ عَنْ عِبَادِي وَ إِمَائِي، فَإِنِّي « أَنَا الْعَفُورُ الرَّحِيمُ » الْحَنَانُ الْحَلِيمُ، لَا تَضُرُّنِي دُئُوبُ عِبَادِي كَمَا لَا تَنفَعُنِي طَاعَتُهُمْ، وَ لَسْتُ أَسْأَلُهُمْ لِشِقَاءِ الْعَيْظِ كَسِيَاسَتِكَ، فَأَكْفَفْتُ دَعْوَتَكَ عَنْ عِبَادِي، فَإِنَّمَا أَنْتَ عَبْدٌ نَذِيرٌ لَا شَرِيكَ لِي الْمَمْلُوكَةِ، وَ لَا مُهَيِّمٌ عَلَيَّ، وَ لَا عَلَىٰ عِبَادِي، وَ عِبَادِي مَعِيَ بَيْنَ خِلَالِ ثَلَاثٍ: إِمَّا تَابُوا إِلَيَّ فَغُفِرْتُ عَلَيْهِمْ، وَ غَفَرْتُ لَهُمْ، وَ سَتَرْتُ عُيُوبَهُمْ.

អល់ឡោះហ្ន៎បានបើកឲ្យព្រះអង្គដឹងថា៖ អ៊ុបវ័ហ្ន៎មអ៊ីយ! ឈប់បូងស្នូលផ្តន្ទាបាវយុសស្រី របស់អញទៅ ។ អញជាព្រះដែលខមាទោស ដែលមានមេត្តាប្រណី ដែលស្រទន់ ដែលមាន អំណត់ ។ បាបរបស់បាវអញមិនអាចធ្វើឲ្យអញខូចខាតបានទេ ឯការធ្វើសក្តាររបស់ពួកគេក៏មិន មានប្រយោជន៍សម្រាប់អញដែរ ។ អញមិនប្រព្រឹត្តទៅលើបាវអញក្រោមអំណាចកំហឹងដូច អ្នកមិត្តទេ ។ ដូច្នោះចូរអ្នកឈប់បូងស្នូលផ្តន្ទាបាវអញ ព្រោះអ្នកជាបាវនិងជាអ្នកដាស់ តឿន ។ អ្នកមិនមែនជាដៃគូក្នុងការគ្រប់គ្រងទេ អ្នកមិនមែនអ្នកត្រួតត្រាលើអញឬលើបាវ អញទេ ។ អញប្រព្រឹត្តទៅលើបាវអញដោយបីវិធី គឺ៖ បើពួកគេភ្ញាក់រលឹកដឹងកំហុស អញ ប្រមទទួលការភ្ញាក់រលឹកដឹងកំហុសរបស់ពួកគេ អញខមាទោសឲ្យពួកគេដែលបានសាងបាប អញ បិទបាំងកំហុសពួកគេ ។"

وَ إِمَّا كَفَفْتُ عَنْهُمْ عَذَابِي لِعِلْمِي بِأَنَّهُ سَيُخْرِجُ مِنْ أَصْلَابِهِمْ ذُرِّيَّاتٌ مُؤْمِنُونَ، فَأَرْفُقُ بِالْأَبَاءِ الْكَافِرِينَ، وَ أَتَأْتِي بِالْأُمَّهَاتِ الْكَافِرَاتِ، وَ أَرْفَعُ عَنْهُمْ عَذَابِي لِيُخْرِجَ ذَلِكَ الْمُؤْمِنُونَ مِنْ أَصْلَابِهِمْ، فَإِذَا تَرَابَلَوْا حَلَّ بِهِمْ عَذَابِي وَ حَاقَ بِهِمْ بِلَائِي.

"អញផ្អាកទណ្ឌកម្មអញពីពួកគេ ព្រោះតែអញដឹងថានឹងមានអ្នកមានសទ្ធាកើតមកពីពួកគេ ។ អញអត់ឱនឲ្យឪពុកអសទ្ធារបស់ពួកគេ ឲ្យមាតាអសទ្ធារបស់ពួកគេ ។ អញលើកទណ្ឌកម្មអញ ចេញពីពួកគេដើម្បីនឹងឲ្យបណ្តាអ្នកមានសទ្ធាទាំងនោះកើតមកពីពួកគេសិន ។ កាលណាបុគ្គលរង់ចាំ ទាំងនោះកើតមកហើយ កាលនោះអញបញ្ជូនទណ្ឌកម្មនិងទុក្ខវេទនាទៅលើពួកគេ ។

وَ إِنْ لَمْ يَكُنْ هَذَا وَ لَا هَذَا فَإِنَّ الَّذِي أَعَدَّ لَهُ هُمْ مِنْ عَذَابِي أَعْظَمُ مِمَّا تُرِيدُهُ بِهِمْ فَإِنَّ عَذَابِي لِعِبَادِي عَلَىٰ حَسَبِ جَلَالِي وَ كِبْرِيَائِي. يَا إِبْرَاهِيمُ فَحَلِّ بِنَبِيِّ وَ بَيْنَ عِبَادِي، فَإِنِّي أَرْحَمُ بِهِمْ مِنْكَ، وَ حَلِّ بِنَبِيِّ وَ بَيْنَ عِبَادِي فَإِنِّي أَنَا الْجَبَّارُ الْحَلِيمُ الْعَلَّامُ الْحَكِيمُ، أَدْرِبُهُمْ بِعِلْمِي، وَ أَنْفُدْ فِيهِمْ قَضَائِي وَ قَدْرِي. (التفسير المنسوب إلى الإمام العسكري عليه السلام , ج 1 , ص 512)

លើរឿងនេះឬរឿងនោះមិនកើតឡើងទេ អញ្ចូលគ្រឿងមណ្ឌកម្មអញ្ចូលទុកឲ្យពួកគេដែលឈឺចាប់ជាងអ្វី
ដែលអ្នកស្រុកចង់ឲ្យកើតដល់ពួកគេនោះទៅទៀត ។ ទណ្ឌកម្មអញ្ចូលលើបាវអញ្ចូលយោលទៅតាម
វិវាចនៈភាពនិងភាពផ្តុំផ្តើមរបស់អញ្ចូល ។ អ៊ីបរិប្បិមស្រុកអើយ! ចូរទុកបាវអញ្ចូលឲ្យអញ្ចូល ព្រោះអញ
មានធម៌មេត្តាដល់ពួកគេជាអ្នកស្រុក ។ ចូរទុកបាវអញ្ចូលឲ្យអញ្ចូលព្រោះអញជាអ្នកបង្ខិតបង្ខំ ជា
អ្នកមានអំណត់ ជាអ្នកដឹង ជាព្រះមុនិរាជ ។ អញរៀបរយផែនការសម្រាប់ពួកគេដោយញាណបាវមីអញ
អញអនុវត្តិការកាត់ក្តីនិងព្រះបញ្ជាអញលើពួកគេ ។"

(التفسير المنسوب إلى الإمام العسكري عليه السلام 1: 12)

٧٤/٦-٣/٨٣ ابن بابويه: قَالَ: حَدَّثَنَا تَمِيمُ بْنُ عَبْدِ اللَّهِ بْنِ تَمِيمِ الْقُرَشِيِّ (رَضِيَ اللَّهُ عَنْهُ)، قَالَ: حَدَّثَنَا أَبِي، عَنْ مُحَمَّدَانَ ابْنِ سَلِيمَانَ
النَّيْسَابُورِيِّ، عَنْ عَلِيِّ بْنِ مُحَمَّدِ بْنِ الْجَهْمِ، قَالَ: قَالَ: حَدَّثَنَا مُحَمَّدُ بْنُ الْمُثَنَّى وَ عِنْدَهُ الرِّضَا عَلِيُّ بْنُ مُوسَى (عَلَيْهِمَا السَّلَامُ) فَقَالَ لَهُ
الْمَأْمُونُ: يَا ابْنَ رَسُولِ اللَّهِ، أَلَيْسَ مِنْ قَوْلِكَ إِنَّ الْأَنْبِيَاءَ مَعْصُومُونَ؟ قَالَ: «بَلَى».

6/74-83/3 [...] អាស៊ីហ្គ ប៊ិន មូហ្គាម៉ាដូ ប៊ិន អាល់-យ៉ាហ្គា បានថាខ្ញុំបាននៅក្នុងអង្គប្រជុំរបស់អាល់-
ម៉ាក្កូមូនដែលមានវត្តមាន អាល់-រីដ្ឋី អាស៊ីហ្គ ប៊ិន មូសា ។ អាល់-ម៉ាក្កូមូនបានសួរព្រះអង្គថា៖
"បុត្រស្វីលុលឡោះហ្ន៎ អើយ! ព្រះអង្គមែនទេដែលបានថាព្រះសាស្តាជាអរិវុទ្ធ
បុគ្គល?" ព្រះអង្គមានវចនៈថា៖ "មែន ។"

قَالَ: فَسَأَلَهُ عَنْ آيَاتِ مِنَ الْقُرْآنِ فِي الْأَنْبِيَاءِ (عَلَيْهِمُ السَّلَامُ)، فَكَانَ فِيهَا سَأَلَهُ أَنْ قَالَ لَهُ: فَأَخْبَرَنِي عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ فِي إِبْرَاهِيمَ
(عَلَيْهِ السَّلَامُ): ﴿فَلَمَّا جَنَّ عَلَيْهِ اللَّيْلُ رَأَى كَوْكَبًا قَالَ هَذَا رَبِّي﴾.

លោក (គឺអ្នកអធិប្បាយ) បានថា៖ "អាល់-ម៉ាក្កូមូនបានសួរព្រះអង្គអំពីអាយ៉ាសុក្ខអាននីមួយៗដែល
ស្តីអំពីព្រះសាស្តា ថា៖ "សូមព្រះអង្គប្រាប់ទូលបង្គំអំពីព្រះបន្ទូលអល់ឡោះហ្ន៎ដែលស្តីអំពី
អ៊ីបរិប្បិម គឺ៖ [៦:៧៦] គេបានឃើញផ្កាយមួយដូងហើយបានថា៖ "តើនេះ[អាច]ជាម្ចាស់ខ្ញុំទេ?"

فَقَالَ الرِّضَا (عَلَيْهِ السَّلَامُ): «إِنَّ إِبْرَاهِيمَ (عَلَيْهِ السَّلَامُ) وَقَعَ إِلَى ثَلَاثَةِ أَصْنَافٍ: صِنْفٍ يَعْبُدُ الرَّهْرَةَ، وَ صِنْفٍ يَعْبُدُ الْقَمَرَ، وَ صِنْفٍ
يَعْبُدُ الشَّمْسَ، وَ ذَلِكَ حِينَ خَرَجَ مِنَ السَّرْبِ الَّذِي أَخْفَى فِيهِ، فَلَمَّا جَنَّ عَلَيْهِ اللَّيْلُ فَرَأَى الرَّهْرَةَ قَالَ: هَذَا رَبِّي؟! عَلَى الْإِنْكَارِ وَ
الِاسْتِحْبَارِ، فَلَمَّا أَقْبَلَ الْكَوْكَبَ قَالَ: لَا أَحِبُّ الْأَفْلِينَ لِأَنَّ الْأَقْوَلَ مِنْ صِفَاتِ الْمُحَدَّثِ لَا مِنْ صِفَاتِ الْقَدِيمِ،

អាល់-រីដ្ឋី មានវចនៈថា៖ "អ៊ីបរិប្បិមបាននៅជាមួយមនុស្សបីប្រភេទគឺ៖ មនុស្សដែលធ្វើសក្ការៈ
ផ្កាយសុក្រ, មនុស្សដែលធ្វើពសក្ការៈខែ, មនុស្សដែលធ្វើសក្ការៈថ្ងៃ ។ នោះគឺកាលព្រះអង្គបាន
ចេញមកពីក្នុងរូងដែលគេបានលាក់ព្រះអង្គ ពេលយប់ព្រះអង្គបានឃើញផ្កាយសុក្រ ។
ដូច្នេះព្រះអង្គបានថា៖ "តើនេះជាម្ចាស់ខ្ញុំទេ?" ក្នុងន័យបដិសេធនិងក្នុងន័យចង់ដឹង ។ ដូច្នេះ
ពេលផ្កាយលិច ព្រះអង្គមានវចនៈថា៖ "ខ្ញុំមិនចូលចិត្តអ្នកលិចបាត់ទេ" ព្រោះការរះឡើងនោះជា
គុណសម្បត្តិដែលមិនបិតថេរ មិនមែនគុណសម្បត្តិអមតៈទេ ។

فَلَمَّا رَأَى الْقَمَرَ بَارِعًا قَالَ: هَذَا رَبِّي؟! عَلَى الْإِنْكَارِ وَ الْإِسْتِحْبَارِ، فَلَمَّا أَقْبَلَ قَالَ: لَيْنَ لَمْ يَهْدِنِي رَبِّي لَأَكُونَنَّ مِنَ الْقَوْمِ الضَّالِّينَ، فَلَمَّا
أَصْبَحَ وَ رَأَى الشَّمْسَ بَارِعَةً قَالَ: هَذَا رَبِّي؟! هَذَا أَكْبَرُ مِنَ الرَّهْرَةِ وَ الْقَمَرِ، عَلَى الْإِنْكَارِ وَ الْإِسْتِحْبَارِ، لَا عَلَى الْإِحْبَارِ وَ الْإِفْرَارِ،
فَلَمَّا أَقْبَلْتُ قَالَ لِلْأَصْنَافِ الثَّلَاثَةِ مِنَ عَبَدَةِ الرَّهْرَةِ وَ الْقَمَرِ وَ الشَّمْسِ: ﴿يَا قَوْمِ إِنِّي بَرِيءٌ مِمَّا تُشْرِكُونَ * إِنِّي وَجْهِي لِلذَّيِّ فَطَرُ

السَّمَاوَاتِ وَالْأَرْضِ خَيْفًا وَمَا أَنَا مِنَ الْمُشْرِكِينَ ﴿٦﴾

ពេលគេឃើញខែរៈ ព្រះអង្គﷺបានថា៖ "តើនេះជាម្ចាស់ខ្ញុំﷺទេ?" ក្នុងន័យបដិសេធនិងក្នុងន័យចង់ដឹង ។ តែពេលខែនេះលិចព្រះអង្គﷺបានថា៖ "បើម្ចាស់ខ្ញុំﷺមិនដឹកនាំខ្ញុំﷺទេ ខ្ញុំនឹងនៅក្នុងចំណោមពួកដើរខុសផ្លូវ ។" ពេលព្រះអង្គﷺឃើញថ្ងៃរៈ ព្រះអង្គﷺបានថា៖ "តើនេះជាម្ចាស់ខ្ញុំﷺទេ?" វាធំជាងផ្កាយសុក្រនិងខែ" ក្នុងន័យបដិសេធនិងក្នុងន័យចង់ដឹង ។ មិនមែនចង់ដឹងហើយព្រមទទួលយកនោះទេ ។ តែពេលវាលិចព្រះអង្គﷺមានវចនៈដាក់បុគ្គលទាំងបីប្រភេទនេះ គឺអ្នកធ្វើសក្ការផ្កាយសុក្រ អ្នកធ្វើសក្ការខែនិងអ្នកធ្វើសក្ការថ្ងៃ ថា៖ [៦:៧៨] "ប្រជាជាតិខ្ញុំអើយ! ខ្ញុំសូមបដិសេធចោលនូវអ្វីដែលអស់លោកយកមកផ្គូផ្គងហ្នឹងហាយ ។ [៦:៧៩] ខ្ញុំបែរមុខខ្ញុំទៅរកព្រះអ្នកបង្កើតបណ្តាមេឃនិងដី ជាអ្នកទៀងត្រង់ ខ្ញុំពុំមែនជាម្ចាស់ក្នុងបណ្តាអ្នកផ្គូផ្គងហ្នឹងហាយទេ ។"

وَ إِنَّمَا أَرَادَ إِبْرَاهِيمُ (عَلَيْهِ السَّلَامُ) بِمَا قَالَ أَنْ يُبَيِّنَ لَهُمْ بُطْلَانَ دِينِهِمْ، وَ يُثَبِّتَ عِنْدَهُمْ أَنَّ الْعِبَادَةَ لَا تَحِقُّ لِمَا كَانَ بِصِفَةِ الرَّهْزَةِ وَالْقَمَرِ وَالشَّمْسِ، وَ إِنَّمَا تَحِقُّ الْعِبَادَةُ لِخَالِقِهَا، وَ خَالِقِ السَّمَاوَاتِ وَالْأَرْضِ، وَ كَانَ مَا احْتَجَّ بِهِ عَلَى قَوْمِهِ بِمَا أَهْمَهُ اللَّهُ عَزَّ وَ جَلَّ وَ آتَاهُ كَمَا قَالَ عَزَّ وَ جَلَّ: ﴿وَ تِلْكَ حُجَّتُنَا آتَيْنَاهَا إِبْرَاهِيمَ عَلَى قَوْمِهِ﴾. فَقَالَ الْمَأْمُونُ: اللَّهُ دُرُّكَ، يَا ابْنَ رَسُولِ اللَّهِ. (البرهان في تفسير القرآن - الجزء: ٢ : صفحة : ٤٣٢ الحديث : ٩٩ / ٣٥١١ ، عيون أخبار الرضا (عليه السلام) - الجزء : ١ : صفحة : ١٩٧ الحديث : **١)

តែអ្វីដែលអ៊ីបរហ្វឹមប្រើប្រាស់បានថានោះ គឺព្រះអង្គﷺចង់ប្រកាសមោឃៈកម្មសាសនារបស់ជនទាំងនោះ បញ្ជាក់ឲ្យពួកគេដឹងថាមិនគប្បីធ្វើសក្ការៈអ្វីដែលមានគុណសម្បត្តិផ្កាយសុក្រ ខែនិងថ្ងៃនោះទេ ។ តែព្រះអ្នកបង្កើតពួកគេ ព្រះអ្នកបង្កើតមេឃនិងដីនោះទេដែលត្រូវធ្វើសក្ការៈនោះ ។ ពាក្យអះអាងរបស់ព្រះអង្គﷺគឺព្រះបន្ទូលអល់ឡោះហ្គ័ ២:៨៣ នេះគឺសេចក្តីអះអាងរបស់យើងដែលយើងបានឲ្យទៅអ៊ីបរហ្វឹមតទល់នឹងប្រជាជាតិគេ ។" អាល់-ម៉ាក្វូមូនបានទូលថា៖ "សូមអល់ឡោះហ្គ័ប្រសិទ្ធពរជ័យដល់ព្រះអង្គﷺ បុត្រﷺ រស្មីលុលឡោះហ្គ័ អើយ ។" (1 / 197 : 1) (عيون أخبار الرضا (عليه السلام))

٤/٨٣-٧٤/٦ مُحَمَّدُ بْنُ يَعْقُوبَ: بِإِسْنَادِهِ عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ خَالِدٍ، عَنْ أَبِيهِ، عَنِ النَّضْرِ بْنِ سُؤَيْدٍ، عَنْ يَحْيَى بْنِ عِمْرَانَ الْخَلْبِيِّ، عَنْ هَارُونَ بْنِ خَارِجَةَ، عَنْ أَبِي بَصِيرٍ، قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ: ﴿الَّذِينَ آمَنُوا وَ لَمْ يَلْبِسُوا إِيمَانَهُمْ بِظُلْمٍ﴾، قَالَ: «بِشَكِّ». (البرهان في تفسير القرآن - الجزء: ٢ : صفحة : ٤٤٤ الحديث : ٩٩ / ٣٥٣٧ ، الكافي - الجزء : ٢ : صفحة : ٢٩٣ الحديث : ٤) **

6/74-83/4 [...] អាប៊ូ បាស្រៀរ បានថាខ្ញុំបានសួរ អាប៊ូ អាប់ខុលឡោះហ្គ័ អំពីព្រះបន្ទូលអល់ឡោះហ្គ័ ២:៨២ បណ្តាអ្នកដែលមានសទ្ធា ដែលមិនលាយឡំជំនឿខ្លួនជាមួយវិសមធម៌ទេ ។ ព្រះអង្គﷺ មានវចនៈថា៖ "ជាមួយការសង្ស័យ ។" (4 / 293 : 2) (الكافي)

٥/٨٣-٧٤/٦ وَ عَنْهُ: عَنْ مُحَمَّدِ بْنِ يَحْيَى، عَنْ أَحْمَدَ بْنِ أَبِي زَاهِرٍ، عَنِ الْحَسَنِ بْنِ مُوسَى الْحُشَّابِ، عَنْ عَلِيِّ بْنِ حَسَّانَ، عَنْ عَبْدِ الرَّحْمَنِ بْنِ كَثِيرٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِ اللَّهِ عَزَّ وَ جَلَّ: ﴿الَّذِينَ آمَنُوا وَ لَمْ يَلْبِسُوا إِيمَانَهُمْ بِظُلْمٍ﴾، قَالَ: «بِمَا جَاءَ بِهِ مُحَمَّدٌ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) مِنَ الْوَلَايَةِ، وَ لَمْ يَخْلُطُوهَا بِوَلَايَةِ فُلَانٍ وَ فُلَانٍ، فَهُوَ الْمُلْبَسُ بِالظُّلْمِ». (البرهان في تفسير القرآن - الجزء : ٢ : صفحة : ٤٤٤ الحديث : ٩٩ / ٣٥٣٨ ، الكافي - الجزء : ١ : صفحة : ٣٤١ الحديث : ٣) **

6/74-83/5 [...] អាប៊ូ អាប់ខុលឡោះហ្គ័ មានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្គ័ ២:៨២ បណ្តា

អ្នកដែលមានសទ្ធា ដែលមិនលាយឡំជំនឿខ្លួនជាមួយវិសមធម៌ទេ ថា៖ "ជាមួយវិទ្យាយ៉ាស្តុដែល មូហាំម៉ាដ្ឋ صلوات الله عليه បាននាំមក គឺមិនលាយឡំជាមួយវិទ្យាយ៉ាស្តុរបស់អ្នកនេះមួយនិងអ្នកនេះមួយទេ ព្រោះ នេះគឺការលាយឡំជាមួយប្រការវិសមធម៌ ។" (الكافي 1: 3/341)

٦/٧٤-٧٤/٦ وَ عَنْهُ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنْ بَكْرِ بْنِ صَالِحٍ، عَنِ الْقَاسِمِ بْنِ بُرَيْدٍ، عَنْ أَبِي عَمْرٍو الزُّبَيْرِيِّ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ تَعَالَى: ﴿الَّذِينَ آمَنُوا وَ لَمْ يَلْبِسُوا إِيمَانَهُمْ بِظُلْمٍ﴾، قَالَ: «هُوَ الشِّرْكُ». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٤٤ الحديث : ٣٥٣٩ / ٩٩ ، الكافي - الجزء : ٥ صفحة : ١٤ الحديث : ١) **

6/74-83/6 [...] អាច្និ អាប្ប់ខុលឡោះហ្ន៎ صلوات الله عليه មានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្ន៎ تعالى [៦:៨២] *បណ្តា អ្នកដែលមានសទ្ធា ដែលមិនលាយឡំជំនឿខ្លួនជាមួយវិសមធម៌ទេ* ថា៖ "[លាយឡំជាមួយ]បទ ពហុទេពនិយម (គឺយកអ្វីផ្សេងមកហ៊ុនហាយជាមួយអល់ឡោះហ្ន៎ وحد) ។" (الكافي 5: 1/14)

٧/٨٣-٧٤/٦ وَ عَنْهُ عَنْ مُحَمَّدِ بْنِ الْمُثَنَّى عَنْ أَبِيهِ عَنْ عُثْمَانَ بْنِ زَيْدٍ عَنْ جَابِرٍ عَنْ أَبِي جَعْفَرٍ عَلَيْهِ السَّلَامُ قَالَ: سَأَلْتُهُ عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ ﴿وَ كَذَلِكَ نُرِي إِبْرَاهِيمَ مَلَكُوتَ السَّمَاوَاتِ وَ الْأَرْضِ﴾ قَالَ فَكُنْتُ مُطْرَقًا إِلَى الْأَرْضِ فَرَفَعَ يَدَهُ إِلَى فَوْقِ نَمِّي قَالَ لِي اِرْفَعْ رَأْسَكَ

*6/74-83/7 [...] វាយការណ៍មកពី យ៉ាបៀរ ដែលបានវាយការណ៍តមកពី អាច្និ យ៉ាក្តហ្វា صلوات الله عليه ថា៖ "ខ្ញុំបានសួរព្រះអង្គ صلوات الله عليه អំពីព្រះបន្ទូលអល់ឡោះហ្ន៎ وحد, [៦:៧៥] ដូច្នេះឯងដែលយើងបានបង្ហាញឲ្យ អ៊ីបរហ្ន៎មឃើញអាណាចក្រមេយនិងដី ។ ខ្ញុំបានឱនមុខទៅរកដី ។ ព្រះអង្គ صلوات الله عليه បានលើកដៃទៅខាង លើ ហើយប្រាប់ខ្ញុំថា៖ "ងើបក្បាលឡើង!"

فَرَفَعْتُ رَأْسِي، فَتَنظَّرْتُ إِلَى السَّقْفِ قَدْ انْفَجَرَ حَتَّى خَلَصَ بَصْرِي إِلَى نُورِ سَاطِعِ حَارِ بَصْرِي دُونَهُ، قَالَ ثُمَّ قَالَ لِي: رَأَى إِبْرَاهِيمَ مَلَكُوتَ السَّمَاوَاتِ وَ الْأَرْضِ هَكَذَا، ثُمَّ قَالَ لِي: أَطْرُقُ، فَأَطْرَقْتُ، ثُمَّ قَالَ لِي: اِرْفَعْ رَأْسَكَ، فَرَفَعْتُ رَأْسِي، فَإِذَا السَّقْفُ عَلَى حَالِهِ. ខ្ញុំបានងើបក្បាលឡើង មើលទៅពិភពផ្ទះ ឃើញវាផ្ទះបើកឡើងទាល់តែខ្ញុំបានឃើញពន្លឺភ្លឺចាំងភ្នែកខ្ញុំ នៅពីក្រោមពិភពនោះ ។ ព្រះអង្គ صلوات الله عليه បានប្រាប់ខ្ញុំថា៖ "គេបានបង្ហាញអាណាចក្រមេយនិងដីឲ្យ អ៊ីបរហ្ន៎មឃើញដូចនេះឯង ។" បន្ទាប់មកព្រះអង្គ صلوات الله عليه ប្រាប់ខ្ញុំថា៖ "មើលទៅក្រោម!" ខ្ញុំក៏ដាក់ ភ្នែក ។ ព្រះអង្គ صلوات الله عليه បានប្រាប់ខ្ញុំថា៖ "ងើបក្បាលឡើង!" ខ្ញុំក៏ងើបមុខឡើង ។ ពិភពផ្ទះទៅជាដូចមុន ។

قَالَ ثُمَّ أَخَذَ بِيَدِي وَ قَامَ وَ أَحْرَجَنِي مِنَ الْبَيْتِ الَّذِي كُنْتُ فِيهِ، وَ أَدْخَلَنِي بَيْتًا آخَرَ، فَخَلَعَ ثِيَابَهُ الَّتِي كَانَتْ عَلَيْهِ، وَ لَبَسَ ثِيَابًا غَيْرَهَا، ثُمَّ قَالَ لِي: غُضُّ بَصْرَكَ، فَغَضَضْتُ بَصْرِي، وَ قَالَ لِي: لَا تَفْتَحْ عَيْنَكَ، فَلَبِثْتُ سَاعَةً، លោកបានថាបន្ទាប់មកព្រះអង្គ صلوات الله عليه បានចាប់ដៃខ្ញុំ នាំខ្ញុំចេញពីក្នុងបន្ទប់ទៅក្នុងបន្ទប់មួយទៀត ។ ព្រះ អង្គ صلوات الله عليه បានដោះអាវដែលព្រះអង្គ صلوات الله عليه ពាក់នោះចេញ ហើយពាក់អាវមួយទៀត ហើយប្រាប់ខ្ញុំថា៖ "បិទភ្នែក!" ខ្ញុំក៏បិទភ្នែក ។ ព្រះអង្គ صلوات الله عليه ប្រាប់ខ្ញុំថា៖ "កុំបើកភ្នែក!" ខ្ញុំក៏បិទភ្នែកបែបនេះមួយរយៈ ។

ثُمَّ قَالَ لِي أ تَدْرِي أَيُّنَ أَنْتَ؟ قُلْتُ: لَا. جَعِلْتُ فِدَاكَ فَقَالَ لِي: أَنْتَ فِي الظُّلْمَةِ الَّتِي سَلَكَهَا ذُو الْقَرَيْنَيْنِ. قُلْتُ لَهُ: جَعِلْتُ فِدَاكَ، أ تَأْتِدُنِي لِي أَنْ أَفْتَحَ عَيْنِي؟ فَقَالَ لِي: اِفْتَحْ فَإِنَّكَ لَا تَرَى شَيْئًا. فَفَتَحْتُ عَيْنِي، فَإِذَا أَنَا فِي ظُلْمَةٍ لَا أَبْصُرُ فِيهَا مَوْضِعَ قَدَمِي. បន្ទាប់មកព្រះអង្គ صلوات الله عليه បានប្រាប់ខ្ញុំថា៖ "លោកដឹងទេថាលោកឯណា?" ខ្ញុំបានទូលថា៖ "សូមឲ្យទូល

បង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ^{صلوات الله عليه والسلام} ។ ទូលបង្គំមិនដឹងទេ ។" ព្រះអង្គ^{صلوات الله عليه والسلام} បានប្រាប់ខ្ញុំថា៖ "លោកនៅ ក្នុងភាពងងឹត ។ ស៊ុល កូរណែន^{سُلَيْمٌ}បានធ្វើដំណើរក្នុងភាពងងឹតនេះឯង ។" ខ្ញុំបានទូលព្រះអង្គ^{صلوات الله عليه والسلام} ថា៖ "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ^{صلوات الله عليه والسلام} ។ ព្រះអង្គ^{صلوات الله عليه والسلام} អនុញ្ញាតឲ្យទូលបង្គំបើកភ្នែក បានទេ ?" ព្រះអង្គ^{صلوات الله عليه والسلام} បានប្រាប់ខ្ញុំថា៖ "បើកភ្នែកចុះ ។ លោកនឹងមើលមិនឃើញអ្វីសោះ ។" ខ្ញុំក៏បាន បើកភ្នែក ។ ខ្ញុំនៅក្នុងភាពងងឹត សូម្បីតែកន្លែងឈរក៏មើលមិនឃើញដែរ ។

ثُمَّ صَارَ قَلِيلًا وَ وَقَفَ فَقَالَ لِي: هَلْ تَذَرِي أَيْنَ أَنْتِ؟ قُلْتُ: لَا، قَالَ: أَنْتِ وَاقِفٌ عَلَى عَيْنِ الْحَيَاةِ الَّتِي شَرِبَتْ عَنْهَا الْخَضِرُ عَلَيْهِ السَّلَامُ. وَ خَرَجْنَا مِنْ ذَلِكَ الْعَالَمِ إِلَى عَالِمٍ آخَرَ فَسَلَكْنَا فِيهِ، فَرَأَيْنَا كَهَيْئَةَ عَالِمِنَا فِي بَنَائِهِ وَ مَسَاكِينِهِ وَ أَهْلِهِ، ثُمَّ خَرَجْنَا إِلَى عَالِمٍ ثَالِثٍ كَهَيْئَةِ الْأَوَّلِ وَ الثَّانِي، حَتَّى وَرَدْنَا حَمْسَةَ عَوَالِمٍ.

បន្ទាប់មកយើងដើរទៅមុខបន្តិចហើយឈប់ ។ ព្រះអង្គ^{صلوات الله عليه والسلام} បានប្រាប់ខ្ញុំថា៖ "តើលោកដឹងទេថាលោក នៅឯណា ?" ខ្ញុំបានទូលថា៖ "ទេ ។" ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "លោកកំពុងឈប់នៅឯក្បាលទឹកជីវិត អមតៈ (ទឹកអម្រឹត) ។ អាល់-ខ្លីដៀវ^{الْخِرْدِيفِ}បានសោយទឹកនេះ ។" យើងបានចេញពីពិភពនេះទៅកាន់ ពិភពលោកមួយទៀត ។ យើងបានធ្វើដំណើរក្នុងពិភពលោកនេះ យើងបានឃើញពិភពលោកនេះមាន សំណង់សាងសង់ មានទីលំនៅនិងប្រជានិករដូចពិភពលោកយើងដែរ ។ បន្ទាប់មកយើងចេញទៅកាន់ ពិភពលោកទីបី ដែលដូចពិភពលោកទីមួយនិងទីពីរដែរ ហើយយើងវាសន្តងកាត់ប្រាំពិភពលោក ។

قَالَ ثُمَّ قَالَ هَذِهِ مَلَكُوتُ الْأَرْضِ، وَ لَمْ يَرَهَا إِبْرَاهِيمُ وَ إِنَّمَا رَأَى مَلَكُوتَ السَّمَاوَاتِ، وَ هِيَ اثْنَا عَشَرَ عَالِمًا كُلُّ عَالِمٍ كَهَيْئَةِ مَا رَأَيْتِ كُلَّمَا مَضَى مِنَّا إِمَامٌ سَكَنَ أَحَدُ هَذِهِ الْعَوَالِمِ حَتَّى يَكُونَ آخِرُهُمُ الْقَائِمُ فِي عَالِمِنَا، الَّذِي نَحْنُ سَاكِنُوهُ.

លោកបានថាបន្ទាប់មកព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "ទាំងនេះគឺអាណាចក្រផែនដី ។ អ៊ីបរហ្វឹម^{إِبْرَاهِيمَ}មិន បានឃើញអាណាចក្រទាំងនេះទេ ។ ព្រះអង្គ^{صلوات الله عليه والسلام} បានឃើញអាណាចក្រមេឃដែលមានដប់ពីរពិភព លោក ពិភពលោកនីមួយៗដូចលោកបានឃើញហើយ ។ រាល់ពេលដែលអ៊ីម៉ា^{صلوات الله عليه والسلام} ណាមួយដែលកើត មកពីយើង^{عليهم السلام} ចូលទិវង្គត អ៊ីម៉ា^{صلوات الله عليه والسلام} នោះនៅក្នុងពិភពលោកមួយក្នុងបណ្តាពិភពលោកទាំងដប់ពីរនេះ រហូតដល់អ៊ីម៉ា^{صلوات الله عليه والسلام} ចុងក្រោយបំផុតដែលជាអាល់-ក្លីអ៊ីម^{صلوات الله عليه والسلام} នៅក្នុងពិភពលោកយើង ដែលយើងកំពុង រស់នៅនេះ ។"

قَالَ ثُمَّ قَالَ: عُضٌّ بَصْرَكَ، فَعَصَصْتُ بَصْرِي، ثُمَّ أَخَذَ بِيَدِي فَإِذَا نَحْنُ بِالْبَيْتِ الَّذِي خَرَجْنَا مِنْهُ، فَتَرَعُ تِلْكَ الْبَيْتَابِ، وَ لِسَ الْبَيْتَابِ الَّتِي كَانَتْ عَلَيْهِ، وَ عُدْنَا إِلَى مَجْلِسِنَا فَقُلْتُ: جُعِلْتُ فِدَاكَ، كَمْ مَضَى مِنَ النَّهَارِ، قَالَ عَلَيْهِ السَّلَامُ: ثَلَاثُ سَاعَاتٍ. (بصائر الدرجات ج ١ ص ٤٠٤ ح ٤)

លោកបានថា បន្ទាប់មកព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "បិទភ្នែក !" ខ្ញុំក៏បិទភ្នែក ។ ព្រះអង្គ^{صلوات الله عليه والسلام} បានចាប់ ដៃខ្ញុំ ហើយយើងបាននៅក្នុងបន្ទប់ដែលបានចេញមក ។ ព្រះអង្គ^{صلوات الله عليه والسلام} បានដោះអាវដែលព្រះអង្គ^{صلوات الله عليه والسلام} ពាក់នោះចេញ ហើយពាក់អាវមួយទៀត ហើយយើងត្រឡប់មកកន្លែងអង្គុយវិញ ។ ខ្ញុំបានទូលថា៖ "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ^{صلوات الله عليه والسلام} ។ ប៉ុន្មានថ្ងៃបានកន្លងផុតទៅហើយ ?" ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "បីម៉ោង ។" (بصائر الدرجات 1: 4/404)

* ٧٤/٦-٨/٨٣ علي بن إبراهيم عن أبيه عن ابن أبي عمير عن حماد عن الحلبي قال: لا يدبج لك اليهودي ولا النصراني أضحيتك فإن كانت امرأة فلتدبج لنفسها و تستقبل القبلة و تقول ﴿وجهت وجهي للذي فطر السموات و الأرض حنيفاً اللهم منك و لك﴾.

(الكافي - الجزء : ٤ : صفحة : ٤٩٧ : حديث : ٤)

*6/74-83/8 [...] រាយការណ៍តមកពី អាល់-ហ្គាឡាប៊ី ដែលបានថា មិនឲ្យពួកយ៉ាហ្វ៊ីឌី មិនឲ្យពួកគ្រីស្ត សំឡែងសត្វពលីទានរបស់អស់លោកឲ្យអស់លោកទេ ។ បើជាស្ត្រី ចូរឲ្យនាងសំឡែងវាខ្លួនឯងចុះ ចូរឲ្យ នាងបែរមុខទៅរកក្តីបណ្តា ឲ្យនាងសូត្រថា៖ [៦:៧៩] ខ្ញុំបែរមុខខ្ញុំទៅរកព្រះអ្នកបង្កើតបណ្តាមេឃនិង ដី ។ អល់ឡោះហ្គ័រអ៊ីយ ! [នេះគឺ]មកពីព្រះអង្គ^{صلوات الله عليه}និងដើម្បីព្រះអង្គ^{صلوات الله عليه} (4 /497 : 4) (الكافي)

*9/83-74/6- ٩/٨٣-٧٤/٦ مُحَمَّدٌ بْنُ يُحْيَى عَنْ مُحَمَّدِ بْنِ أَحْمَدَ عَنْ أَحْمَدَ بْنِ الْحَسَنِ عَنْ عَمْرِو بْنِ سَعِيدٍ عَنْ مُصَدِّقِ بْنِ صَدَقَةَ عَنْ عَمَّارِ بْنِ مُوسَى عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: إِذَا أَرَدْتَ أَنْ تَذِيحَ الْعَقِيْقَةَ فُلْتِ - ﴿ يَا قَوْمِ إِنِّي بَرِيءٌ مِمَّا تُشْرِكُونَ ﴾ * إِنِّي وَجَّهْتُ وَجْهِيَ لِلدِّينِ فَطَرَ السَّمَاوَاتِ وَالْأَرْضِ حَنِيفًا مُسْلِمًا وَمَا أَنَا مِنَ الْمُشْرِكِينَ * إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ لَا شَرِيكَ لَهُ وَبِذَلِكَ أُمِرْتُ ﴿ وَأَنَا مِنَ الْمُسْلِمِينَ

*6/74-83/9 [...] រាយការណ៍មកពី អ៊ុរ ប៊ិន មូសា តមកពី អាហ្វិ អាប់ខុលឡោះហ្គ័រ^{صلوات الله عليه}ដែលមាន រចនៈថា៖ "ពេលលោកចង់សំឡែងសត្វអុក្តីក្លោះត្តិ (ម៉ាឡាតកំណើតទារក) ចារថា៖ "[៦:៧៨] ប្រជាជាតិ ខ្ញុំអ៊ីយ ! ខ្ញុំសូមបដិសេធចោលនូវអ្វីដែលអស់លោកយកមកផ្គូផ្គងហ៊ុនហាយ ។ [៦:៧៩] ខ្ញុំបែរមុខខ្ញុំទៅ រកព្រះអ្នកបង្កើតបណ្តាមេឃនិងដី [៦:១៦២] ចូរអ្នកថា៖ "នមស្តារខ្ញុំ ពលីកម្មរបស់ខ្ញុំ ដីវិតខ្ញុំនិងការ ស្លាប់របស់ខ្ញុំសម្រាប់អល់ឡោះហ្គ័រ ម្ចាស់ពិភពទាំងពួង [៦:១៦៣] ពុំមានដៃគូចូលរួមជាមួយព្រះអង្គ ទេ ។ គេដាក់បញ្ហាឲ្យខ្ញុំធ្វើបែបនេះ ។ ខ្ញុំជាបុគ្គលដំបូងបង្អស់ក្នុងបណ្តាអ្នកចុះចូល ។"

اللَّهُمَّ مِنْكَ وَ لَكَ بِسْمِ اللَّهِ وَ اللَّهُ أَكْبَرُ اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَ آلِ مُحَمَّدٍ وَ تَقَبَّلْ مِنْ فُلَانِ بْنِ فُلَانٍ وَ تَسْمِي الْمَوْلُودِ بِاسْمِهِ ثُمَّ تَذِيحُ.

(الكافي - الجزء : ٦ : صفحة : ٣١ : حديث : ٤)

អល់ឡោះហ្គ័រអ៊ីយ ! [នេះ]មកពីព្រះអង្គ^{صلوات الله عليه}និងដើម្បីព្រះអង្គ^{صلوات الله عليه} ក្នុងព្រះនាមអល់ឡោះហ្គ័រ^{صلوات الله عليه} អល់ឡោះហ្គ័រ^{صلوات الله عليه}មហាផ្តំផ្តើង ។ អល់ឡោះហ្គ័រអ៊ីយ ! សូមព្រះអង្គ^{صلوات الله عليه}មេត្តាប្រសិទ្ធពរដល់មូហាំម៉ាដ្ត^{صلوات الله عليه}និងព្រះរាជបុត្រ រាជនត្តា^{صلوات الله عليه}របស់មូហាំម៉ាដ្ត^{صلوات الله عليه} សូមព្រះអង្គ^{صلوات الله عليه}ទទួលយកពីអ្នកនេះ កូនរបស់អ្នកនេះ" ហើយចូរដាក់ ឈ្មោះឲ្យទារក ហើយសំឡែងសត្វ ។" (4 /31 : 6) (الكافي)

وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ كُلًّا هَدَيْنَا وَنُوحًا هَدَيْنَا مِنْ قَبْلُ وَمِنْ ذُرِّيَّتِهِ دَاوُدَ وَسُلَيْمَانَ وَأَيُّوبَ وَيُوسُفَ وَمُوسَى وَهَارُونَ وَكَذَلِكَ نَجْزِي الْمُحْسِنِينَ ﴿٨٤﴾

៨៤. យើងបានប្រទានអ៊ុសហ្គាតូនិងយ៉ាកូបឲ្យគេ យើងបានដឹកនាំគេទាំងអស់គ្នា ។ កាលពីមុនយើង បានដឹកនាំនុះហ្គ័រ ហើយក្នុងចំណោមកូនចៅរបស់គេ [យើងបានដឹកនាំ]ដូរដូរ សូឡែម៉ាន អែយូប យូស៊ីហ្វ មូសា និងហ្គារូន ។ ដូច្នេះឯងដែលយើងតបស្នងបណ្តាអ្នកប្រព្រឹត្តិល្អ (គឺកសាងខ្លួនឲ្យកាន់តែ សុក្រិតឡើង ពួកគេមានចិត្តទូលំទូលាយនិងផ្តល់គុណប្រយោជន៍ដល់សង្គមមនុស្សដើម្បី អល់ឡោះហ្គ័រ) ។

وَزَكَرِيَّا وَيَحْيَى وَعِيسَى وَإِيلَاسَ كُلٌّ مِّنَ الصَّالِحِينَ ﴿٨٥﴾

៨៥. ស្វាការីយ៉ា យ៉ាស៊ីយ៉ា អ៊ីសា និងអ៊ុលយ៉ាស់ ទាំងអស់គ្នានៅក្នុងបណ្តាជនត្រឹមត្រូវ (គឺប្រគល់កាយ ថ្វាយចិត្តលើអល់ឡោះហ្គ័រ) ។

وَاسْمَعِيلَ وَالْيَسَعَ وَيُونُسَ وَلُوطًا وَكُلًّا فَضَلْنَا عَلَى الْعَالَمِينَ ﴿٨٦﴾

៨៦. [ដូចគ្នាដែរ យើងបានដឹកនាំ]អ៊ីសម៉ាអ៊ីល អាល់យ៉ាសាត្ត យូនុស និងលូត ។ យើងបានលើកតម្កើងពួកគេទាំងអស់គ្នាលើសមនុស្សទាំងពួង [នាសម័យពួកគេ] ។

وَمِنْ ءَابَائِهِمْ وَذُرِّيَّاتِهِمْ وَإِخْوَانِهِمْ وَأَجْتَبَيْنَاهُمْ وَهَدَيْنَاهُمْ إِلَى صِرَاطٍ مُسْتَقِيمٍ ﴿٨٧﴾

៨៧. ដូចគ្នាដែរក្នុងបណ្តាបុព្វបុរសរបស់ពួកគេ ក្នុងបណ្តាកូនចៅរបស់ពួកគេនិងបងប្អូនពួកគេ យើងបានជ្រើសរើសពួកគេ បានដឹកនាំពួកគេឆ្ពោះទៅកាន់មាគិាត្រង់ត្រូវ ។

ذَلِكَ هُدَى اللَّهِ يَهْدِي بِهِ مَن يَشَاءُ مِنْ عِبَادِهِ ۗ وَلَوْ أَشْرَكُوا لَحَبِطَ عَنْهُمْ مَّا كَانُوا يَعْمَلُونَ ﴿٨٨﴾

៨៨. នេះគឺមគ្គទេសក៍ដឹកនាំរបស់អល់ឡោះហ្គាំ [ឲ្យទៅបណ្តាសាស្ត្រានិងជំនិតរបស់អល់ឡោះហ្គាំ] ។ ព្រះអង្គដឹកនាំអ្នកណាមួយដោយមគ្គទេសក៍ដឹកនាំនេះស្រេចតែលើព្រះអង្គ ក្នុងបណ្តាបារបម្រើរបស់ព្រះអង្គ ។ តែបើពួកគេផ្គូផ្គងហ៊ុនហាយ[ដៃគូជាមួយអល់ឡោះហ្គាំ] អំពើទាំងឡាយរបស់ពួកគេនឹងទៅជាមោឃៈសម្រាប់ពួកគេ ។

أُولَٰئِكَ الَّذِينَ ءَاتَيْنَاهُمُ الْكِتَابَ وَالْحِكْمَ وَالنُّبُوَّةَ ۚ فَإِن يَكْفُرْ بِهَا هَٰؤُلَاءِ فَقَدْ وَكَلْنَا بِهَا قَوْمًا لَّيْسُوا بِهَا بِكَافِرِينَ ﴿٨٩﴾

៨៩. បុគ្គលទាំងនោះឯងដែលយើងបានប្រទានឲ្យនូវព្រះគម្ពីរ ប្រាជ្ញាញាណនិងតំណែងសាស្ត្រ ។ តែបើពួកគេមិនជឿវាទេ យើងបានប្រគល់វាទៅបណ្តាអ្នកដែល[ជឿនិង]មិនបដិសេធជាទេ ។

أُولَٰئِكَ الَّذِينَ هَدَى اللَّهُ فَبِهِدَّتْهُمْ أَقْتِدَةٌ ۗ قُلْ لَّا أَسْأَلُكُمْ عَلَيْهِ أَجْرًا ۖ إِن هُوَ إِلَّا ذِكْرَىٰ لِلْعَالَمِينَ ﴿٩٠﴾

៩០. បុគ្គលទាំងនោះឯងដែលអល់ឡោះហ្គាំបានដឹកនាំ ។ ដូច្នេះ: [ម្ចាស់សាស្ត្រ] ចូរអ្នកតាមមគ្គទេសក៍ដឹកនាំរបស់ពួកគេ (គឺមគ្គទេសក៍ដឹកនាំរបស់អល់ឡោះហ្គាំ) ។ ចូរអ្នកថា: "ខ្ញុំមិនសូមរង្វាន់ពីអ្វីនេះ (គឺពីការផ្សាយព្រះរាជសាររបស់អល់ឡោះហ្គាំ) ពីអស់លោកទេ ។ វាគ្រាន់តែជាព្រះកម្រើនរំពួកសម្រាប់លោកទាំងពួងទេ ។"

អធិប្បាយអាយ៉ាត្ត ៨៤-៩០

١/٩٠-٨٤/٦ عَنْهُ مِنْ أَصْحَابِنَا عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ حَالِدٍ عَنِ الْحَسَنِ بْنِ ظَرْفٍ عَنْ عَبْدِ الصَّمَدِ بْنِ بَشِيرٍ عَنْ أَبِي الْجَاوُودِ عَنْ أَبِي جَعْفَرٍ (عليه السلام) قَالَ قَالَ [لِي] أَبُو جَعْفَرٍ (عليه السلام) يَا أَبَا الْجَاوُودِ مَا يَقُولُونَ لَكُمْ فِي الْحَسَنِ وَ الْحُسَيْنِ (عليه السلام) قُلْتُ يُنْكِرُونَ عَلَيْنَا أَنَّهُمَا ابْنَا رَسُولِ اللَّهِ (صلى الله عليه وآله) قَالَ فَأَيُّ شَيْءٍ احْتَجَجْتُمْ عَلَيْهِمْ قُلْتُ احْتَجَجْنَا عَلَيْهِمْ بِقَوْلِ اللَّهِ عَزَّ وَ جَلَّ فِي عِيسَى ابْنِ مَرْيَمَ (عليهما السلام) ﴿٥٠﴾ وَمِنْ ذُرِّيَّتِهِ دَاوُدَ وَ سُلَيْمَانَ وَ أَيُّوبَ وَ يُوسُفَ وَ مُوسَى وَ هَارُونَ وَ كَذَلِكَ نُجَزِي الْمُحْسِنِينَ * وَ زَكَرِيَّا وَ يَحْيَى وَ عِيسَى ﴿٥١﴾ فَجَعَلَ عِيسَى ابْنَ مَرْيَمَ مِنْ ذُرِّيَّةِ نُوحٍ (عليه السلام)

6/84-90/1 [...] អាច្នី អាល់-យ៉ាហ្គាដូ បានថា អាច្នី យ៉ាត្តហ្គាដូ បានសួរខ្ញុំថា: "អាច្នី អាល់-យ៉ាហ្គាដូអើយ

٢/٩٠-٨٤/٦ حَدَّثَنَا مُحَمَّدُ بْنُ الْحُسَيْنِ عَنِ النَّضْرِ عَنْ عَبْدِ الْعَقَّارِ عَنْ أَبِي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ قَالَ: إِنَّ اللَّهَ تَعَالَى قَالَ لِنَبِيِّهِ وَ لَقَدْ وَصَّيْنَاكَ بِمَا وَصَى [وَصَّيْنَا] بِهِ آدَمَ وَ نُوحًا وَ إِبْرَاهِيمَ مِنْ قَبْلِكَ « أَنْ أَقِيمُوا الدِّينَ وَ لَا تَتَفَرَّقُوا فِيهِ » إِنَّا يَعْزِي الْأَوْلَايَةَ « كَبُرَ عَلَى الْمُشْرِكِينَ مَا تَدْعُوهُمْ إِلَيْهِ » يَعْزِي كَبُرَ عَلَى قَوْمِكَ يَا مُحَمَّدُ مَا تَدْعُوهُمْ مِنْ تَوَلِيَةِ عَلِيِّ عَلَيْهِ السَّلَامُ

6/84-90/2 មូហាំម៉ាដូ ប៊ីន អាស់-ហ្គ្វៃសែនី បានតំណាលប្រាប់យើងតមកពី អាស់-ណាដ្យារ តមកពី អាប់ខុល ក្តីហ្សារ ដែលបានតំណាលតមកពី អាហ្វិ អាប់ខុលឡោះហ្គ្វៃសែនីដែលមានវចនៈថា៖ "អស់ឡោះហ្គ្វៃសែនីបានប្រាប់ព្រះសាស្តា صلوات الله عليه ថា៖ "យើងបានបញ្ជាអ្នក صلوات الله عليه ឲ្យធ្វើអ្វីដែលយើងបានបញ្ជា អាដ្យាំ صلوات الله عليه នុះហ្គ្វៃសែនីនិងអ៊ីបរ្វ៊ីម صلوات الله عليه ឲ្យធ្វើដែរកាលពីមុនអ្នក صلوات الله عليه [៤២:១៣] ចូរពួកអ្នកកាន់ព្រះសាសនាឲ្យខ្ជាប់ខ្ជួន ចូរកុំបែកបាក់គ្នាក្នុងព្រះសាសនានេះ មានន័យថាវិទ្យាយ៉ាស្ត ពិបាកបំផុតសម្រាប់ ពួកពហុទេពនិយមគឺអ្វីដែលអ្នកហៅពួកគេឲ្យមករកនោះ មានន័យថាពិបាកសម្រាប់សហគមន៍អ្នក صلوات الله عليه មូហាំម៉ាដូ صلوات الله عليه អឺយ ដែលអ្នក صلوات الله عليه ប្រកាសឲ្យស្រឡាញ់អូលី صلوات الله عليه នោះ ។"

قَالَ إِنَّ اللَّهَ قَدْ أَخَذَ مِيثَاقَ كُلِّ نَبِيٍّ وَ كُلِّ مُؤْمِنٍ لِيُؤْمِنَنَّ بِمُحَمَّدٍ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ عَلِيٍّ وَ بِكُلِّ نَبِيٍّ وَ بِالْوَلَايَةِ ثُمَّ قَالَ لِمُحَمَّدٍ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ « أَوْلِيكَ الَّذِينَ هَدَى اللَّهُ فَبِهِدَاهُمُ افْتَدِهِ » يَعْزِي آدَمَ وَ نُوحًا وَ كُلِّ نَبِيٍّ بَعْدَهُ. (بصائر الدرجات في فضائل آل محمد عليهم السلام , ج 1 , ص 514)

ព្រះអង្គ صلوات الله عليه មានវចនៈថា៖ "អស់ឡោះហ្គ្វៃសែនីបានទទួលយកសន្យាពីសាស្តា صلوات الله عليه គ្រប់អង្គនិងអ្នកមានសទ្ធាគ្រប់រូបថាឲ្យជឿមូហាំម៉ាដូ صلوات الله عليه និងអូលី صلوات الله عليه ហើយដាក់អាស់-វីឡាយ៉ាស្តមកជាមួយសាស្តាគ្រប់អង្គ صلوات الله عليه ។ បន្ទាប់មកព្រះអង្គ صلوات الله عليه បានប្រាប់មូហាំម៉ាដូ صلوات الله عليه ថា៖ [៦:៩០] បុគ្គលទាំងនោះឯងដែលអស់ឡោះហ្គ្វៃសែនីបានដឹកនាំ ។ ដូច្នោះចូរអ្នកតាមមគ្គុទេសក៍ដឹកនាំរបស់ពួកគេ មានន័យថាអាដ្យាំ صلوات الله عليه នុះហ្គ្វៃសែនីនិងសាស្តាគ្រប់អង្គ صلوات الله عليه ក្រោយពីព្រះអង្គ صلوات الله عليه (بصائر الدرجات 1: 514)

٣/٩٠-٨٤/٦ عَنِ الْعَبَّاسِ بْنِ هِلَالٍ، عَنِ الرِّضَا (عَلَيْهِ السَّلَامُ): «أَنَّ رَجُلًا أَتَى عَبْدَ اللَّهِ بْنَ الْحُسَيْنِ، وَ هُوَ بِالْبَيْتَاءِ فَسَأَلَهُ عَنِ الْحَجِّ، فَقَالَ لَهُ: هَذَاكَ جَعْفَرُ بْنُ مُحَمَّدٍ قَدْ نَصَبَ نَفْسَهُ هَذَا فَاسْأَلْهُ. فَأَقْبَلَ الرَّجُلُ إِلَى جَعْفَرٍ (عَلَيْهِ السَّلَامُ) فَسَأَلَهُ، فَقَالَ لَهُ: قَدْ رَأَيْتَكَ وَاقِفًا عَلَى عَبْدِ اللَّهِ بْنِ الْحُسَيْنِ، فَمَا قَالَ لَكَ؟ قَالَ: سَأَلْتُهُ فَأَمَرَنِي أَنْ أَتِيكَ، وَ قَالَ: هَذَاكَ جَعْفَرُ بْنُ مُحَمَّدٍ، نَصَبَ نَفْسَهُ هَذَا.

6/84-90/3 អាស់-អាប់បាស់ ប៊ីន ហ្គ្វៃសែនី បានតំណាលតមកពី អាស់-វីឡាយ៉ាស្តដែលមានវចនៈថា៖ "បុរសម្នាក់បានមកជួប អាប់ខុលឡោះហ្គ្វៃសែនី ប៊ីន អាស់-ហ្គាសាន់ កាលលោកនៅជាមួយកុលសម្ព័ន្ធ អាស់-សាបាឡាស្ត សួរលោកអំពីពិធីហ្គាច្ច ។ លោកបានប្រាប់បុរសនោះថា៖ "យ៉ាក្តីហ្សារ ប៊ីន មូហាំម៉ាដូ صلوات الله عليه ដឹងរឿងនេះច្បាស់ ។ ដូច្នោះ សួរព្រះអង្គ صلوات الله عليه ទៅ ។" បុរសនោះក៏បានមកសួរយ៉ាក្តីហ្សារ صلوات الله عليه ។ ព្រះអង្គ صلوات الله عليه បានប្រាប់បុរសនោះថា៖ "ខ្ញុំ صلوات الله عليه ឃើញលោកទៅជួបអាប់ខុលឡោះហ្គ្វៃសែនី ប៊ីន អាស់-ហ្គាសាន់ ។ តើគាត់បានប្រាប់អ្វីលោក ?" បុរសនោះបានទូលថា៖ "ទូលបង្គំបានសួរលោកតែលោកបានឲ្យទូលបង្គំមករកព្រះអង្គ صلوات الله عليه ដោយប្រាប់ថា៖ "យ៉ាក្តីហ្សារ ប៊ីន មូហាំម៉ាដូ صلوات الله عليه នៅទីនេះ ។ ព្រះអង្គ صلوات الله عليه ចេះដឹងរឿងនេះ ។"

فَقَالَ جَعْفَرُ (عَلَيْهِ السَّلَامُ): نَعَمْ، أَنَا مِنَ الَّذِينَ قَالَ اللَّهُ فِي كِتَابِهِ: ﴿أَوْلِيكَ الَّذِينَ هَدَى اللَّهُ فَبِهِدَاهُمُ افْتَدِهِ﴾ سَأَلَ عَمَّا شِئْتَ. فَسَأَلَهُ الرَّجُلُ، فَأَنْبَأَهُ عَنْ جَمِيعِ مَا سَأَلَهُ. (البرهان في تفسير القرآن - الجزء ١ - الصفحة: ٤٤٩ الحديث: ٣٥٥٧/٩٩ ، تفسير العياشي

- الجزء : ١ (صفحة : ٣٦٨ الحديث : ٥٥)**

យ៉ាកុំហ្វារ^{صلوات الله عليه والسلم} មានវចនៈថា៖ "មែន ខ្ញុំ^{صلوات الله عليه والسلم} នៅក្នុងចំណោមបុគ្គលដែលអស់ឡោះហ្គ័រ^{صلوات الله عليه والسلم} មានព្រះបន្ទូល នៅក្នុងព្រះគម្ពីរព្រះអង្គ^{صلوات الله عليه والسلم} ថា៖ [៦:៩០] បុគ្គលទាំងនោះឯងដែលអស់ឡោះហ្គ័របានដឹកនាំ ។ ដូច្នោះ ចូរអ្នកតាមមគ្គុទេសក៍ដឹកនាំរបស់ពួកគេ ។ លោកចង់សួរអ្វីក៏សួរមកចុះ ។" [អ្នកអធិប្បាយ]បានថា បុរសនោះក៏បានសួរព្រះអង្គ^{صلوات الله عليه والسلم} ព្រះអង្គ^{صلوات الله عليه والسلم} បានឆ្លើយគាត់គ្រប់សំណួរ ។" (1: 55/368) (تفسير العياشي)

* ٤/٩٠-٨٤/٦٦ عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: «قَالَ اللَّهُ تَبَارَكَ وَ تَعَالَى فِي كِتَابِهِ ﴿وَنُوحًا هَدَيْنَا مِنْ قَبْلُ وَمِنْ ذُرِّيَّتِهِ دَاوُدَ﴾ إِلَى قَوْلِهِ: ﴿أُولَئِكَ الَّذِينَ آتَيْنَاهُمُ الْكِتَابَ وَالْحِكْمَ وَ النَّبُوَّةَ﴾ إِلَى قَوْلِهِ: ﴿بِهَا كَافِرِينَ﴾

*6/84-90/4 អាល់-អ៊ែយ៉ាស៊ី រាយការណ៍តមកពី អាល់-ស្វ៊ីម៉ាលី តមកពី អាហ្វិ អ្នកបំប្លែងឡោះហ្គ័រ^{صلوات الله عليه والسلم} ដែលមានវចនៈថា៖ "អស់ឡោះហ្គ័រ^{تبارك وتعالى} មានព្រះរាជបន្ទូលនៅក្នុងព្រះរាជគម្ពីរព្រះអង្គ^{تبارك وتعالى} ថា៖ [៦:៨៤] កាលពីមុនយើងបានដឹកនាំនុះហ្គ័រ ហើយក្នុងចំណោមកូនចៅរបស់គេ [យើងបានដឹកនាំ]ដាវុដ ដល់ព្រះបន្ទូលព្រះអង្គ^{تبارك وتعالى} [៦:៨៩] បុគ្គលទាំងនោះឯងដែលយើងបានប្រទានឲ្យនូវព្រះគម្ពីរ ប្រាជ្ញាញាណនិង តំណែងសាស្តា ដល់ព្រះបន្ទូលព្រះអង្គ^{تبارك وتعالى} បណ្តាអ្នកដែលមិនបដិសេធនាទេ ។

فَأِنَّهُ مَنْ وَكَلَّ بِالْفَضْلِ مِنْ أَهْلِ بَيْتِهِ، وَ الْإِخْوَانَ وَ الدُّرَيْتَةَ، وَ هُوَ قَوْلُ اللَّهِ إِنْ يَكْفُرْ بِهِ أَنتُكَ، يَقُولُ: فَقَدْ وَكَلْتُ أَهْلَ بَيْتِكَ بِالْإِيمَانِ الَّذِي أَرْسَلْتُكَ بِهِ، فَلَا يَكْفُرُونَ بِهِ أَبَدًا، وَ لَا أُضِيعُ الْإِيمَانَ الَّذِي أَرْسَلْتُكَ بِهِ مِنْ أَهْلِ بَيْتِكَ بَعْدَكَ، عَلِمَاءُ أَنتُكَ، وَ وَلَاؤُهُ أَمْرِي بَعْدَكَ وَ أَهْلَ اسْتِنْبَاطِ عِلْمِ الدِّينِ، لَيْسَ فِيهِ كَذِبٌ وَ لَا إِثْمٌ وَ لَا وَرْزٌ وَ لَا بَطْرٌ وَ لَا رِيَاءٌ». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٤٤٩ الحديث : ٣٥٥٧ / ٩٩ ، تفسير العياشي - الجزء : ١ : صفحة : ٣٦٩ : الحديث : ٥٧)**

ពួកគេគឺអស់បុគ្គលដែលនៅក្នុងព្រះធម៌មេត្តារបស់អស់ឡោះហ្គ័រ^{صلوات الله عليه والسلم} ដែលនៅក្នុងគ្រួសារព្រះអង្គ^{عليه السلام} (គឺ ព្រះសាស្តា) ដែលជាបងប្អូននិងជាបណ្តាកូនចៅ ។ ទាំងអស់នេះនៅក្នុងព្រះបន្ទូលអស់ឡោះហ្គ័រ^{تبارك وتعالى} "បើពួកគេមិនជឿវាទេ" គឺសហគមន៍របស់អ្នក^{صلوات الله عليه والسلم} ។ អស់ឡោះហ្គ័រ^{صلوات الله عليه والسلم} មានព្រះរាជបន្ទូលថាព្រះកុលដ្ឋាន របស់អ្នក^{صلوات الله عليه والسلم} ត្រូវប្រគល់ឲ្យនូវជំនឿ (អ៊ីម៉ាន់) គឺជំនឿដែលគេបានចាត់បញ្ជូនអ្នក^{صلوات الله عليه والسلم} មកជាមួយ នោះ ។ ដូច្នោះពួកគេនឹងមិនបដិសេធនាជាដាច់ខាត ពួកគេនឹងមិនធ្វើឲ្យខូចជំនឿដែលគេបានចាត់បញ្ជូន អ្នក^{صلوات الله عليه والسلم} មកជាមួយនោះទេ ពួកគេទាំងនោះគឺព្រះរាជកុលដ្ឋាន^{عليه السلام} របស់អ្នក^{صلوات الله عليه والسلم} អត់ពីអ្នក^{صلوات الله عليه والسلم} ទៅ ពួកគេ នោះជាញាណិ^{عليه السلام} (អ្នកចេះដឹង) របស់សហគមន៍អ្នក^{صلوات الله عليه والسلم} ជាអ្នកអភិរក្សព្រះរាជបញ្ជារបស់អញ^{صلوات الله عليه والسلم} (វ៉ាលី អាល់-អារី) ជាអ្នកដែលមានសិទ្ធិដកស្រង់ព្រះអភិញ្ញាព្រះសាសនា (អ៊ីសត្តិសបា គឺអ្នកដែលចេះចេញ ច្បាប់សាសនាត្រឹមត្រូវតាមព្រះបញ្ជាអស់ឡោះហ្គ័រ^{صلوات الله عليه والسلم}) នៅក្នុងខ្លួនពួកគេពុំមានមុសាទេ ពុំមានបាបទេ ពុំមានកំហុសទេ ពុំមានអាការក្រអឺតក្រទមទេ ពុំមានការសម្លែងអួតអាងទេ ។" (1: 57/369) (تفسير العياشي)

* ٥/٩٠-٨٤/٦٦ مُحَمَّدُ بْنُ إِبْرَاهِيمَ النُّعْمَانِيُّ، قَالَ: أَحْبَبْنَا أَحْمَدَ بْنَ مُحَمَّدٍ بْنِ سَعِيدِ بْنِ عُقْدَةَ، قَالَ: حَدَّثَنَا عَلِيُّ بْنُ الْحُسَيْنِ بْنِ فَضَّالٍ، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ عَمْرٍ وَ مُحَمَّدُ بْنُ الْوَلِيدِ، قَالَا: حَدَّثَنَا حَمَّادُ بْنُ عُثْمَانَ، عَنْ سُليْمَانَ بْنِ هَارُونَ الْعَجَلِيِّ، قَالَ: سَمِعْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) يَقُولُ: «إِنَّ صَاحِبَ هَذَا الْأَمْرِ مَحْفُوظٌ لَهُ [أَصْحَابُهُ]، لَوْ ذَهَبَ النَّاسُ جَمِيعًا أَتَى اللَّهُ [لَهُ] بِأَصْحَابِهِ، وَ هُمْ الَّذِينَ قَالَ اللَّهُ عَزَّ وَ جَلَّ: ﴿فَإِنْ يَكْفُرْ بِهَا هَؤُلَاءِ فَقَدْ وَكَلْنَا بِهَا قَوْمًا لَيْسُوا بِهَا بِكَافِرِينَ﴾، وَ هُمْ الَّذِينَ قَالَ اللَّهُ عَزَّ وَ جَلَّ فِيهِمْ: ﴿فَسَوْفَ يَأْتِي اللَّهُ بِقَوْمٍ يُحِبُّهُمْ وَ يُحِبُّونَهُ أَذِلَّةٍ عَلَى الْمُؤْمِنِينَ أَعِزَّةٍ عَلَى الْكَافِرِينَ﴾». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٣٢٤ : الحديث : ٣١٥٤ / ٩٩ ، الغيبة - الجزء : ١ : صفحة : ٣١٦ : الحديث : ١٢)**

*6/84-90/5 [...] សូរ្យោក្ខន្ធ ចិន ហ្គារូន អាល-អាស៊ីហ្គ បានថាខ្ញុំបានឮ អាថ្នី អាប់ខុលឡោះហ្គា صلوات الله عليه والسلام

មានវចនៈថា៖ "បណ្តាសាវករបស់ម្ចាស់រឿងនេះ (គឺអាល-ក្លីម صلوات الله عليه والسلام) ត្រូវគេអភិរក្សឲ្យព្រះអង្គ صلوات الله عليه والسلام ។ បើមនុស្សទាំងអស់រលាយបាត់អស់ អស់ឡោះហ្គា عجل នឹងនាំបណ្តាសាវកព្រះអង្គ صلوات الله عليه والسلام មកឲ្យព្រះអង្គ صلوات الله عليه والسلام ហើយពួកគេគឺបុគ្គលដែលអស់ឡោះហ្គា عجل ចែងថា៖ [៦:៨៩] តែបើពួកគេមិនជឿវាទេ យើងបានប្រគល់វាទៅបណ្តាអ្នកដែលមិនបដិសេធជាទេ ។ ពួកគេទាំងនេះគឺអស់បុគ្គលដែលអស់ឡោះហ្គា عجل បានចែងថា៖ [៥:៥៤] អស់ឡោះហ្គា عجل នឹងនាំមកនូវបណ្តាអ្នកដែលព្រះអង្គសព្វព្រះបូជ័យ ពួកគេក៏ស្រឡាញ់ព្រះអង្គដែរ ពួកគេដាក់ខ្លួនចំពោះអ្នកមានសទ្ធា គឺដឹងចំពោះពួកបដិសេធសទ្ធា ។" (12 /316) (الغيبه)

وَمَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ إِذْ قَالُوا مَا أَنْزَلَ اللَّهُ عَلَىٰ بَشَرٍ مِّن شَيْءٍ قُلْ مَنْ أَنْزَلَ الْكِتَابَ الَّذِي جَاءَ بِهِ مُوسَىٰ نُورًا وَهُدًى لِّلنَّاسِ تَجْعَلُونَهُ قَرَاطِيسَ تُبْدُونَهَا وَتُخْفُونَ كَثِيرًا وَعَلِمْتُمْ مَا لَمْ تَعْلَمُوا أَنْتُمْ وَلَا آبَاؤُكُمْ قُلِ اللَّهُ ثُمَّ ذَرْهُمْ فِي خَوْضِهِمْ يَلْعَبُونَ ﴿١١﴾

៩១. ពួកគេមិនបានប្រមាណអស់ឡោះហ្គាដោយការប្រមាណដែលស័ក្តិសមនឹងព្រះអង្គទេ កាលពួកគេថា៖ "អស់ឡោះហ្គាមិនបានបើកអ្វីឲ្យអ្នកណាដឹងទេ ។" ចូរអ្នកថា៖ "តើអ្នកណាបានបើកដឹងព្រះគម្ពីរដែលមូសាបាននាំមកជាពន្លឺនិងជាព្រះមគ្គទេសក៏ដឹកនាំសម្រាប់មនុស្សទាំងពួង ? អស់លោកបានចារឹកព្រះគម្ពីរនោះនៅលើផ្ទាំងក្រដាសរាយ អស់លោកបង្ហាញឲ្យគេឃើញមួយប៉ែកនៃគម្ពីរនោះដែលអស់លោកចង់បង្ហាញ តែអស់លោកលាក់បាំងច្រើន[នៃគម្ពីរនោះ] ។ គេបានបង្ហាត់បង្រៀនអស់លោក[អាស្រ័យព្រះគម្ពីរនេះ]នូវអ្វីដែលអស់លោកពុំបានចេះដឹងពីមុនទេ ទាំងអស់លោកទាំងបុព្វបុរសរបស់ពួកលោក ?" ចូរអ្នកថា៖ "អស់ឡោះហ្គា[ជាអ្នកប្រទានព្រះគម្ពីរនោះមក] ។" ចូរអ្នកទុកឲ្យពួកគេលេងកំសាន្តក្នុងការជជែកគ្នានោះចុះ ។

អធិប្បាយអាយ៉ាស៊ី ៩១

1/91/6 ابن بابويه، قال: حَدَّثَنَا مُحَمَّدُ بْنُ مُحَمَّدِ بْنِ عِصَامِ الْكَلْبِيِّ (رَضِيَ اللَّهُ عَنْهُ)، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ يَعْقُوبَ الْكَلْبِيُّ، قَالَ: حَدَّثَنَا عَلِيُّ بْنُ مُحَمَّدٍ الْمَعْرُوفُ بِعَلَّانِ الْكَلْبِيِّ، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ عَيْسَى بْنِ عُبَيْدٍ، قَالَ: سَأَلْتُ أَبَا الْحَسَنِ عَلِيَّ بْنَ مُحَمَّدٍ الْعَسْكَرِيِّ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ عَزَّ وَجَلَّ: ﴿وَ الْأَرْضُ جَمِيعًا قَبْضَتُهُ يَوْمَ الْقِيَامَةِ وَ السَّمَاوَاتُ مَطْوِيَّاتٌ بِيَمِينِهِ﴾.

6/91/1 មូហាំម៉ាដូ ចិន អ៊ីសា ចិន អ៊ីបៃដ្ឋីបានថាខ្ញុំបានសួរ អាថ្នី អាល-ហ្គាសាន់ អុលី صلوات الله عليه والسلام ចិន មូហាំម៉ាដូ អាល-អាស៊ីហ្គ صلوات الله عليه والسلام អំពីព្រះបន្ទូលអស់ឡោះហ្គា عجل [៣៩:៦៧] ផែនដីទាំងមូលនៅក្នុងកណ្តាប់ព្រះហត្ថព្រះអង្គ ។ មេឃនឹងត្រូវមូរនៅក្នុងព្រះហត្ថស្តាំរបស់ព្រះអង្គ ។

فَقَالَ: «ذَلِكَ تَعْبِيرُ اللَّهِ تَبَارَكَ وَ تَعَالَى لِمَنْ شَبَّهَهُ بِخَلْقِهِ، أ لَا تَرَى أَنَّهُ قَالَ: ﴿وَمَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ﴾ وَ مَعْنَاؤُهُ إِذْ قَالُوا: إِنَّ الْأَرْضَ جَمِيعًا قَبْضَتُهُ يَوْمَ الْقِيَامَةِ وَ السَّمَاوَاتُ مَطْوِيَّاتٌ بِيَمِينِهِ؟ كَمَا قَالَ اللَّهُ عَزَّ وَ جَلَّ: ﴿وَمَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ إِذْ قَالُوا مَا أَنْزَلَ اللَّهُ عَلَىٰ بَشَرٍ مِّن شَيْءٍ﴾، ثُمَّ نَزَّ عَزَّ وَ جَلَّ نَفْسُهُ عَنِ الْقَبْضَةِ وَ الْبَيْمَنِ فَقَالَ: ﴿سُبْحَانَهُ وَ تَعَالَى عَمَّا يُشْرِكُونَ﴾. ** (التوحيد الجزء ١ صفحة ١٦٠ ، البرهان في تفسير القرآن الجز : ٤ : صفحة ٧٢٧)

ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "នោះគឺការចំអកឡកឡាយ[របស់មនុស្ស]ដាក់អស់ឡោះហ្គា عجل ដោយព្រះអង្គ صلوات الله عليه والسلام ។ លោកមិនដឹងទេថាព្រះអង្គ عجل មានព្រះបន្ទូលថា៖ [៣៩:៦៧]

ពួកគេមិនវាយតម្លៃអល់ឡោះប្តីដែលសមតាមតម្លៃពិតរបស់ព្រះអង្គទេ ។ និយមរបស់វាគឺពួកគេថា៖
 "ដែនដីទាំងមូលនៅក្នុងកណ្តាប់ដៃព្រះអង្គ មេឃទាំងឡាយនឹងត្រូវមូរនៅក្នុងដៃស្តាំរបស់ព្រះអង្គ ? ដូច
 អល់ឡោះប្តីមានព្រះបន្ទូលថា៖ [៦:៩១] ពួកគេមិនបានប្រមាណអល់ឡោះប្តីដោយការប្រមាណ
 ដែលស័ក្តិសមនឹងព្រះអង្គទេ កាលពួកគេថា៖ "អល់ឡោះប្តីមិនបានបើកអ្វីឲ្យអ្នកណាដឹងទេ ។" ព្រះ
 អង្គពុំមានកណ្តាប់ដៃ ពុំមានដៃស្តាំទេ (គឺអវយវៈ) ។ ដូច្នេះព្រះអង្គមានព្រះបន្ទូលថា៖ "សូមថ្វាយ
 សេចក្តីរុងរឿងចំពោះព្រះអង្គ ! ព្រះអង្គមហាខ្ពង់ខ្ពស់ហួសវិស័យលើសអ្វីដែលពួកគេយកមកផ្គូផ្គង
 ហ៊ុនហាយនោះពេកណាស់ ។" (التوحيد: 1/160) 39:67

٢/٩١/٦ مُحَمَّدُ بْنُ يَعْقُوبَ: عَنْ مُحَمَّدِ بْنِ إِسْمَاعِيلَ، عَنِ الْفَضْلِ بْنِ شَادَانَ، عَنْ حَمَّادِ بْنِ عَيْسَى، عَنْ رَبِيعِ بْنِ عَبْدِ اللَّهِ، عَنِ الْفَضِيلِ
 بْنِ يَسَارٍ، قَالَ: سَمِعْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) يَقُولُ: «إِنَّ اللَّهَ لَا يُوصَفُ، وَ كَيْفَ يُوصَفُ وَ قَدْ قَالَ فِي كِتَابِهِ: "وَمَا قَدَرُوا اللَّهَ
 حَقَّ قَدْرِهِ" ؟ فَلَا يُوصَفُ بِقَدَرٍ إِلَّا كَانَ أَعْظَمَ مِنْ ذَلِكَ». (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٤٥٠ : الحديث : ٩٩ /
 ٣٥٦١ ، الكافي - الجزء ١ : صفحة : ١٠٣ : الحديث : ١١) **

6/91/2 [...] អាល់-ហ្វ្រៃដ្រីល ប៊ិន យ៉ាសារ បានថាខ្ញុំបានឮ អាប៊ូ អ៊ាប់ឌុលឡោះប្តីមានវចនៈ ថា៖
 "មិនអាចថ្លែងរៀបរាប់អំពីអល់ឡោះប្តីបានទេ ។ អាចថ្លែងរៀបរាប់អំពីព្រះអង្គបានដូចម្តេចទៅ
 ព្រោះព្រះអង្គមានព្រះបន្ទូលនៅក្នុងព្រះគម្ពីរព្រះអង្គថា៖ [៦:៩១] ពួកគេមិនបានប្រមាណ
 អល់ឡោះប្តីដោយការប្រមាណដែលស័ក្តិសមនឹងព្រះអង្គទេ ? ដូច្នេះគេមិនអាចរៀបរាប់អំពីព្រះអង្គ
 ដោយការគិតស្មាននោះបានទេ ព្រះអង្គខ្ពង់ខ្ពស់លើសនោះពេកណាស់ (គឺការស្មាន/ការថ្លែងអំពីព្រះ
 អង្គ) ។" (الكافي: 1/103) (11)

٣/٩١/٦ الْعِيَّاشِيُّ: عَنْ عَبْدِ اللَّهِ بْنِ سِنَانَ، قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ: ﴿قُلْ مَنْ أَنْزَلَ الْكِتَابَ الَّذِي جَاءَ بِهِ
 مُوسَى نُورًا وَ هُدًى لِلنَّاسِ لِيُبَيِّنَ لَهُمُ الْآيَاتِ الْقَائِمَاتِ وَ هُوَ الْقُرْآنُ الْحَكِيمُ﴾، قَالَ: «كَانُوا يَكْتُمُونَ مَا شَاءُوا وَ يُبْدُونَ مَا شَاءُوا». (البرهان في تفسير القرآن ١
 - الجزء ٢ : صفحة : ٤٥٢ : الحديث : ٩٩ / ٣٥٦٧ ، تفسير العيَّاشي - الجزء ١ : صفحة : ٣٦٩ : الحديث : ٥٨) **

6/91/3 អាល់-អ៊ែយ៉ាស៊ី បានតំណាលតមកពី អ៊ាប់ឌុលឡោះប្តី ប៊ិន ស៊ីណាន ដែលបានថាខ្ញុំបាន
 សួរ អាប៊ូ អ៊ាប់ឌុលឡោះប្តីអំពីព្រះបន្ទូលអល់ឡោះប្តីថា៖ [៦:៩១] ត្រូវអ្នកថា៖ "តើអ្នកណាបានបើក
 ដឹងព្រះគម្ពីរដែលមូសាបាននាំមកជាពន្លឺនិងជាព្រះមគ្គទេសកដឹកនាំសម្រាប់មនុស្សទាំងពួង ? អស់
 លោកបានចារឹកព្រះគម្ពីរនោះនៅលើផ្ទាំងក្រដាសរាយ អស់លោកបង្ហាញ តែអស់លោកលាក់បាំង
 រឿង ។ ព្រះអង្គមានវចនៈថា៖ "ពួកគេតែងតែលាក់បាំងអ្វីដែលពួកគេចង់លាក់បាំង បង្ហាញអ្វី
 ដែលពួកគេចង់បង្ហាញ ។" (تفسير العيَّاشي: 1/369) (58)

٤/٩١/٦ وَ فِي رِوَايَةٍ أُخْرَى عَنْهُ (عَلَيْهِ السَّلَامُ) قَالَ: «كَانُوا يَكْتُمُونَ فِي الْقُرْآنِ، ثُمَّ يُبْدُونَ مَا شَاءُوا وَ يُخْفُونَ مَا شَاءُوا». وَ قَالَ:
 «كُلُّ كِتَابٍ أَنْزَلَ فَهُوَ عِنْدَ أَهْلِ الْعِلْمِ». (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٤٥٢ : الحديث : ٩٩ / ٣٥٦٨ ، تفسير
 العيَّاشي - الجزء ١ : صفحة : ٣٦٩ : الحديث : ٥٩) **

6/91/4 នៅក្នុងសេចក្តីរាយការណ៍មួយទៀត អ៊ីម៉ាមានវចនៈថា៖ "ពួកគេតែងតែលាក់បាំងអ្វីដែល
 ពួកគេចង់លាក់បាំង បង្ហាញអ្វីដែលពួកគេចង់បង្ហាញ ។" អ៊ីម៉ាមានវចនៈថា៖ "ព្រះគម្ពីរទាំងមូល
 ដែលត្រូវបើកឲ្យដឹងនោះនៅព្រះញាណិស្ត (អ្នកចេះដឹងដែលមកពីអល់ឡោះប្តី) ។" (تفسير العيَّاشي: 1/369) (59)

وَهَذَا كِتَابٌ أَنْزَلْنَاهُ مُبَارَكٌ مُصَدِّقُ الَّذِي بَيْنَ يَدَيْهِ وَلِتُنذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا وَالَّذِينَ يُؤْمِنُونَ بِالْآخِرَةِ
يُؤْمِنُونَ بِهِ وَهُمْ عَلَىٰ صَلَاتِهِمْ يُحَافِظُونَ ﴿٦٢﴾

៩២. នេះគឺព្រះគម្ពីរដែលយើងបានបើកឲ្យដឹង (គឺគូរអាន) [ជាគម្ពីរដែល]ប្រកបដោយពរជ័យ ដែល
បញ្ជាក់បន្ថែមពីលើអ្វីដែលមានពីមុននោះមកហើយ ដើម្បីនឹងឲ្យអ្នកដាស់តឿនមាតាបណ្តាស្រុក (គឺ
ម៉ាកកាសូ) និងបណ្តាអ្នកដែលនៅជុំវិញនោះ (គឺលើផែនដី) ។ បណ្តាអ្នកដែលជឿលោកមុខ ជឿវត្ថុនេះ
(គឺគូរអាន) ពួកគេយកចិត្តទុកដាក់នឹងនមស្តារ[សក្តារអស់ឡោះហ្ន៎] ។

លោក អាចិ បាស្ទៀរ បានថា៖ "ខ្ញុំឮអ៊ីម៉ា អាចិ យ៉ាកុហ្វារ ^{صلوات الله عليه والسلام} ថ្លែងអំពីអាយ៉ាស៊ុនេះថា៖ "អ្នកដែល
ប្រកបដោយពរជ័យនោះគឺអាមីរូលមុមីនីន ^{صلوات الله عليه والسلام} ព្រះអង្គជាអ្នកបកស្រាយព្រះគម្ពីរគូរអាន គម្ពីរដែលគេ
បានបើកឲ្យដឹង ។ ព្រះអង្គ ^{صلوات الله عليه والسلام} ជាពរជ័យមកលើអ៊ីម៉ាស៊ុនរបស់មូហាំម៉ាដ្ឋ ^{صلوات الله عليه وآله وسلم} ។" (តាហ្វាស្ទៀរ គម្ពីរ
ក្បាលទី ២ ទំព័រ ២៣៤)

អធិប្បាយអាយ៉ាស៊ុន ៩២

١/٩٢/٦ ابنُ بَابُوَيْهٍ، قَالَ: أَبِي (رحمه الله) قَالَ: حَدَّثَنَا سَعْدُ بْنُ عَبْدِ اللَّهِ، عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ عِيسَى، عَنْ أَبِي عَبْدِ اللَّهِ مُحَمَّدِ بْنِ
خَالِدِ الْبَرْقِيِّ، عَنْ جَعْفَرِ بْنِ مُحَمَّدِ الصُّوفِيِّ، قَالَ: سَأَلْتُ أَبَا جَعْفَرٍ مُحَمَّدَ بْنَ عَلِيٍّ الرِّضَا (عليه السلام)، فَقُلْتُ: يَا ابْنَ رَسُولِ اللَّهِ، لِمَ
سَمِّيَ النَّبِيُّ (صلى الله عليه وآله) الْأُمِّيَّ؟ فَقَالَ: مَا يَقُولُ النَّاسُ؟ قُلْتُ: يَزْعُمُونَ أَنَّهُ إِثْمًا سَمِّيَ الْأُمِّيَّ لِأَنَّهُ لَمْ يُحْسِنْ أَنْ يَكْتُبَ.

6/92/1 [...] រាយការណ៍មកពី យ៉ាកុហ្វារ ប៊ិន មូហាំម៉ាដ្ឋ អាល់-ស្វ្វីហ្វី បានថាខ្ញុំបានសួរ អាចិ
យ៉ាកុហ្វារ ^{صلوات الله عليه والسلام} មូហាំម៉ាដ្ឋ ^{صلوات الله عليه وآله وسلم} ប៊ិន អាល់-រីដ្វី ^{صلوات الله عليه والسلام} ថា៖ "បុត្រ ^{صلوات الله عليه والسلام} ស្វីលុលឡោះហ្ន៎ ^{صلوات الله عليه وآله وسلم}
អ៊ីយ! ហេតុអ្វីគេហៅព្រះសាស្តា ^{صلوات الله عليه وآله وسلم} ថា "អាល់-អុម្មី" ?" ព្រះអង្គ ^{صلوات الله عليه والسلام} មាន វចនៈថា៖ "តើគេថាអ្វីខ្លះ ?" ខ្ញុំ
បានទូលព្រះអង្គ ^{صلوات الله عليه والسلام} ថា៖ "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ ^{صلوات الله عليه والسلام} ពួកគេបានថាគេហៅ
ព្រះអង្គ ^{صلوات الله عليه وآله وسلم} ថា "អាល់-អុម្មី" ព្រោះតែព្រះអង្គ ^{صلوات الله عليه وآله وسلم} មិនចេះអក្សរ មិនសូវចេះសរសេរអក្សរទេ ។"

فَقَالَ (عليه السلام): كَذَبُوا، عَلَيْهِمْ لَعْنَةُ اللَّهِ، أُنِّي ذَلِكَ وَ اللَّهُ يَقُولُ فِي مُحْكَمِ كِتَابِهِ: ﴿هُوَ الَّذِي بَعَثَ فِي الْأُمِّيِّينَ رَسُولًا مِنْهُمْ يَتْلُو
عَلَيْهِمْ آيَاتِهِ وَ يُزَكِّيهِمْ وَ يُعَلِّمُهُمُ الْكِتَابَ وَ الْحِكْمَةَ﴾ فَكَيْفَ كَانَ يُعَلِّمُهُمْ مَا لَا يُحْسِنُ؟ وَ اللَّهُ لَقَدْ كَانَ رَسُولُ اللَّهِ (صلى الله عليه وآله) وَ
آلِهِ يَتْرَأُ وَ يَكْتُبُ بِإِثْنَيْنِ- أَوْ قَالَ: بِثَلَاثَةٍ- وَ سَبْعِينَ لِسَانًا، وَ إِثْمًا سَمِّيَ الْأُمِّيَّ لِأَنَّهُ كَانَ مِنْ أَهْلِ مَكَّةَ، وَ مَكَّةُ مِنْ أُمَّهَاتِ الْقُرَى، وَ
ذَلِكَ قَوْلُ اللَّهِ عَزَّ وَ جَلَّ: ﴿لِتُنذِرَ أُمَّ الْقُرَىٰ وَ مَنْ حَوْلَهَا﴾. (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٥١ الحديث : ٩٩ /
٣٥٦٥، علل الشرائع - الجزء : ١ صفحة : ١٢٤ الحديث : ١)**

ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ពួកគេនិយាយកុហក ។ សូមឲ្យអស់ឡោះហ្ន៎ដាក់បណ្តាសាពួកគេ ។ អំពី
រឿងនេះ ខ្ញុំ ^{صلوات الله عليه والسلام} សូមប្រាប់ថាអស់ឡោះហ្ន៎ ^{صلوات الله عليه وآله وسلم} មានព្រះរាជបន្ទូលនៅក្នុងព្រះគម្ពីរម៉ឺងម៉ាត់របស់ព្រះអង្គ ^{صلوات الله عليه وآله وسلم}
ថា៖ [៦២:២] ព្រះអង្គជាព្រះដែលបានចាត់បញ្ជូនទៅក្នុងចំណោមអ្នកស្រុកម៉ាកកាសូនូវសាស្តាមួយរូប
ដែលជាជនរួមជាតិរបស់ពួកគេ ដើម្បីសូត្រព្រះរាជសារទាំងឡាយរបស់ព្រះអង្គឲ្យពួកគេជ្រាប ដើម្បី
ជម្រះបន្ទុកាយចិត្តពួកគេនិងដើម្បីបង្ហាត់បង្រៀនពួកគេឲ្យចេះដឹងព្រះគម្ពីរនិងព្រះញ្ញាណបារមី ។ តើ
ព្រះអង្គ ^{صلوات الله عليه وآله وسلم} បង្ហាត់បង្រៀនពួកគេកើតទេប្រសិនបើព្រះអង្គ ^{صلوات الله عليه وآله وسلم} មិនចេះដឹងច្បាស់លាស់ទេនោះ ? សូម

សូរ្យវិញ្ញាណ ៦ អាល់-អាត់អ៊ា យូស្វ៊ី ៧
 សូរ្យវិញ្ញាណ ៦ អាល់-អាត់អ៊ា យូស្វ៊ី ៧ រឿងស្តីអំពីអ្នកប្រកាសព្រះសមគុណភាពអាចសរសេរបានចិត្តសិបពីរ ឬ
 និយាយបានចិត្តសិបបីភាសា ។ គេហៅព្រះអង្គ صلوات الله عليه وآله ថា "អាល់-អ៊ាមី" ព្រោះព្រះអង្គ صلوات الله عليه وآله ជាអ្នកស្រុក
 ម៉ាកកាស៊ូ ហើយស្រុកម៉ាកកាស៊ូជាមាតា (អ៊ូម) នៃស្រុកទាំងអស់ ហើយនេះមានចែងនៅក្នុងព្រះរាជ
 បន្ទូលអាល់-ឡេហ្គ័រ رحمته នៅក្នុងព្រះគម្ពីរព្រះអង្គ رحمته [៦:៩២] ដើម្បីនឹងឲ្យអ្នកដាស់តឿនមាតាបណ្តាស្រុក
 (أُمَّ الْقُرَى) និងមនុស្សដែលនៅជុំវិញនោះ ។" (علل الشرائع: 1/124) 62:2

٦/٩٢/٢ وَ عَنْهُ، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ الْحَسَنِ، قَالَ: حَدَّثَنَا سَعْدُ بْنُ عَبْدِ اللَّهِ، قَالَ: حَدَّثَنَا الْحَسَنُ بْنُ مُوسَى الْحَشَّابُ، عَنْ عَلِيِّ بْنِ
 حَسَّانَ، وَ عَلِيِّ بْنِ أَسْبَاطٍ، وَ غَيْرِهِ، رَفَعَهُ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: قُلْتُ لَهُ: إِنَّ النَّاسَ يَزْعُمُونَ أَنَّ رَسُولَ اللَّهِ (صَلَّى اللَّهُ
 عَلَيْهِ وَ آله) لَمْ يَكُنْ بِوَ لَا يَفْرَأُ. فَقَالَ: «كَذَبُوا لَعَنَهُمُ اللَّهُ أَلَيْ يَكُونُ ذَلِكَ وَ قَدْ قَالَ اللَّهُ عَزَّ وَ جَلَّ: ﴿هُوَ الَّذِي بَعَثَ فِي الْأُمِّيِّينَ رَسُولًا
 مِنْهُمْ يَتْلُو عَلَيْهِمْ آيَاتِهِ وَ يُزَكِّيهِمْ وَ يُعَلِّمُهُمُ الْكِتَابَ وَ الْحِكْمَةَ وَ إِنْ كَانُوا مِنْ قَبْلُ لَفِي ضَلَالٍ مُبِينٍ﴾ فَكَيْفَ يُعَلِّمُهُمُ الْكِتَابَ وَ
 الْحِكْمَةَ، وَ لَيْسَ يُحْسِنُ أَنْ يَفْرَأَ وَ يَكْتُبَ؟». قَالَ: قُلْتُ: فَلِمَ سَمِّيَ النَّبِيُّ (صَلَّى اللَّهُ عَلَيْهِ وَ آله) الْأُمِّيَّي؟ قَالَ: «نُسِبَ إِلَى مَكَّةَ، وَ ذَلِكَ
 قَوْلُ اللَّهِ عَزَّ وَ جَلَّ: ﴿لَتُنذِرَ أُمَّ الْقُرَى وَ مَنْ حَوْلَهَا﴾، وَ أُمَّ الْقُرَى مَكَّةُ، فَقِيلَ أُمِّيٌّ لِذَلِكَ». (البرهان في تفسير القرآن ١ - الجزء: ٥
 صفحة: ٣٧٤ الحديث: ١٠٧١٦/٩٩، علل الشرائع - الجزء: ١ صفحة: ١٢٥ الحديث: ٢)***

6/92/2 [...] គេបានសួរ អាថ្នី យ៉ាក្តីហ្នា صلوات الله عليه وآله ថា: "គេអះអាងថាវិញ្ញាណ ៦ អាល់-អាត់អ៊ា យូស្វ៊ី ៧ មិនចេះសរសេរ
 ឬមិនចេះអានអក្សរទេ ។" ព្រះអង្គ صلوات الله عليه وآله មានវចនៈថា: "ពួកគេនិយាយកុហក! សូមព្រះបណ្តាសា
 អាល់-ឡេហ្គ័រ رحمته ពើបពះលើពួកគេ ។ ពាក់ព័ន្ធនឹងរឿងនេះ ខ្ញុំ صلوات الله عليه وآله សូមថាអាល់-ឡេហ្គ័រ رحمته មានព្រះបន្ទូលថា
 [៦២:២] ព្រះអង្គជាអ្នកចាត់បញ្ជូនទៅក្នុងចំណោមអ្នកស្រុកម៉ាកកាស៊ូ នូវព្រះសាសនៈទូតមួយរូបដែល
 ជាជនរួមជាតិរបស់ពួកគេ ដើម្បីសូត្របណ្តាព្រះរាជឱង្ការរបស់ព្រះអង្គឲ្យពួកគេជ្រាប ដើម្បីជម្រះបន្ទុក
 ពួកគេនិងដើម្បីបង្ហាត់បង្រៀនពួកគេឲ្យចេះដឹងព្រះគម្ពីរនិងព្រះញាណបារមី ។ ការពិតកាលពីមុន ពួក
 គេនៅក្នុងកំហុសជំងឺជាក់ស្តែង ។ តើព្រះអង្គ صلوات الله عليه وآله អាចបង្ហាត់បង្រៀនព្រះមហាគម្ពីរនិងព្រះប្រាជ្ញាញាណ
 ឲ្យពួកគេម្តេចកើតទៅ បើមិនចេះសរសេរ មិនចេះអានយ៉ាងស្អាតជំនាញនោះ?" ខ្ញុំបានថា: "ហេតុអ្វីគេ
 ហៅព្រះសាស្តា صلوات الله عليه وآله ថា "អាល់-អ៊ាមី?" ព្រះអង្គ صلوات الله عليه وآله មានវចនៈថា: "ព្រះអង្គ صلوات الله عليه وآله គង់នៅឯម៉ាកកាស៊ូ នេះ
 គឺព្រះបន្ទូលអាល់-ឡេហ្គ័រ رحمته [៦:៩២] ដើម្បីនឹងឲ្យអ្នកដាស់តឿនមាតាបណ្តាស្រុកនិងមនុស្សដែលនៅជុំ
 វិញ្ញាណ ៦ អាល់-អាត់អ៊ា យូស្វ៊ី ៧ ដោយសារ
 មូលហេតុនេះឯង ។" (علل الشرائع: 2/125) 62:2

وَمَنْ أَظْلَمُ مِمَّنِ افْتَرَى عَلَى اللَّهِ كَذِبًا أَوْ قَالَ أُوحِيَ إِلَيَّ وَلَمْ يُوحَ إِلَيْهِ شَيْءٌ وَمَنْ قَالَ سَأُنزِلُ مِثْلَ مَا أَنْزَلَ اللَّهُ
 وَلَوْ تَرَى إِذِ الظَّالِمُونَ فِي غَمْرَاتِ الْمَوْتِ وَالْمَلَائِكَةُ بَاسِطُوا أَيْدِيَهُمْ أَخْرِجُوا أَنْفُسَكُمُ الْيَوْمَ تُجْزَوْنَ عَذَابَ
 الْهُونِ بِمَا كُنْتُمْ تَقُولُونَ عَلَى اللَّهِ غَيْرَ الْحَقِّ وَكُنْتُمْ عَنْ آيَاتِهِ تَسْتَكْبِرُونَ ﴿٩٣﴾

៩៣. បុគ្គលអ្នកណាទៅដែលទុច្ចរិតជាងបុគ្គលដែលប្រឌិតមុសាវាទដាក់អាល់-ឡេហ្គ័រ ឬថា: "គេបាន
 បើកឲ្យខ្ញុំដឹង (គឺបានទទួលវាហ្នីដែលមកពីអាល់-ឡេហ្គ័រ)" ថ្វីបើគេពុំបានបើកឲ្យអ្នកនោះដឹងអ្វីសោះ
 និងអ្នកដែលថា: "ខ្ញុំអាចបើកឲ្យដឹងបានដូចអ្វីដែលអាល់-ឡេហ្គ័របានបើកឲ្យដឹងនោះដែរ?" បើសិនជា
 អ្នកអាចមើលឃើញពួកទុច្ចរិតដែលកំពុងនៅក្នុងមរណៈភ័យ (គឺជិតស្លាប់) បណ្តាទេវតាលូកដៃ[ដោយ
 បញ្ជាពួកគេថា:] "ចូរឲ្យព្រលឹងពួកអ្នកចេញមក ។ ថ្ងៃនេះពួកអ្នកនឹងត្រូវតបស្នងដោយទណ្ឌកម្មថោក
 ទាបព្រោះពួកអ្នកបាននិយាយអំពីអាល់-ឡេហ្គ័រខុសពីការពិត ពួកអ្នកបានក្រអឺតក្រអោងដាក់ព្រះសញ្ញា

ព្រះអង្គ ។"

وَلَقَدْ جِئْتُمُونَا فُرَادَىٰ كَمَا خَلَقْنَاكُمْ أَوَّلَ مَرَّةٍ وَتَرَكْتُمْ مَا خَوَّلْنَاكُمْ وَرَاءَ ظُهُورِكُمْ وَمَا نَرَىٰ مَعَكُمْ شُفَعَاءَكُمُ الَّذِينَ زَعَمْتُمْ أَنَّهُمْ فِيكُمْ شُرَكَاءُ لَقَدْ تَقَطَّعَ بَيْنَكُمْ وَضَلَّ عَنْكُمْ مَا كُنْتُمْ تَزْعُمُونَ ﴿٤٤﴾
៩៤. [អស់ឡោះហ្មឺនីងត្រាស់ចំពោះពួកគេថា៖] ពួកអ្នកត្រឡប់មករកយើងវិញតែឯងដូចដែលយើងបានបង្កើតពួកអ្នកនៅគ្រាដំបូងបង្អស់ ។ ពួកអ្នកបានចោលនៅខាងក្រោយខ្នងអ្វីៗ[ទាំងអស់]ដែលយើងបានប្រទានឲ្យពួកអ្នក ។ យើងមិនឃើញមានពួកអ្នកជួយធ្វើអន្តរាគមន៍ (គឺរូបបដិមា ទ្រព្យសម្បត្តិ បុណ្យស័ក្តិ ការចេះដឹង...) ឲ្យពួកអ្នកមកជាមួយពួកអ្នកទេ ពួកដែលពួកអ្នកធ្លាប់តែអះអាងថាពួកវាជាដៃគូរបស់អស់ឡោះហ្មឺនីងសម្រាប់ពួកអ្នក ។ ទំនាក់ទំនងរវាងពួកអ្នក[និងពួកវា]ត្រូវកាត់ផ្តាច់ អ្វីៗដែលពួកអ្នកធ្លាប់តែអះអាងដល់ [ទុកជាពំនាក់អាស្រ័យ] នោះបានឃ្លាតបាត់អស់ ។

អធិប្បាយអាយ៉ាស៊ី ៩៣-៩៤

1/94-93/6 أبو علي الأشعري عن محمد بن عبد الجبار عن صفوان بن يحيى عن ابن مسكان عن أبي بصير عن أحدهما (عليهما السلام) قال سألتُه عن قول الله عزَّ وجلَّ ﴿وَمَنْ أَظْلَمُ مِمَّنْ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ قَالَ أُوحِيَ إِلَيَّ وَلَمْ يُوحَ إِلَيْهِ شَيْءٌ﴾ قَالَ نَزَلَتْ فِي ابْنِ أَبِي سَرْجٍ الَّذِي كَانَ عُمَمَانُ اسْتَعْمَلَهُ عَلَىٰ مِصْرَ وَهُوَ يَمُنُّ أَنَّ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) يَوْمَ فَتَحَ مَكَّةَ هَدَرَ دَمَهُ وَكَانَ يَكْتُمُ لِرَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) فَإِذَا أَنْزَلَ اللَّهُ عَزَّ وَجَلَّ أَنَّ اللَّهَ عَزِيزٌ حَكِيمٌ كَتَبَ إِنَّ اللَّهَ عَلِيمٌ حَكِيمٌ فَيَقُولُ لَهُ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) دَعَهَا فَإِنَّ اللَّهَ عَلِيمٌ حَكِيمٌ وَكَانَ ابْنُ أَبِي سَرْجٍ يَقُولُ لِلْمُنَافِقِينَ إِنِّي لِأَقُولُ مِنْ نَفْسِي مِثْلَ مَا يَجِيءُ بِهِ فَمَا يُعَيِّرُ عَلِيًّا فَأَنْزَلَ اللَّهُ تَبَارَكَ وَتَعَالَىٰ فِيهِ الَّذِي أَنْزَلَ. (الكافي - الجزء : ٨ صفحة : ٢٠٠ حديث : ٢٤٢)

6/93-94/1 [...] អាហ៊ី បាស្មៀវ បានរាយការណ៍តមកពីអ៊ីម៉ាម្យូស៊ីដដែលមានវចនៈ កាលគេសួរព្រះអង្គ^{صلوات الله عليه والسلام}អំពីព្រះបន្ទូលអស់ឡោះហ្មឺនីង [៦:៩៣] បុគ្គលអ្នកណាទៅដែលទុច្ចរិតជាងបុគ្គលដែលប្រឌិតមុសាវាទដាក់អស់ឡោះហ្មឺនីង ឬថា៖ "គេបានបើកឲ្យខ្ញុំដឹង" ថ្វីបើគេពុំបានបើកឲ្យអ្នកនោះដឹងអ្វីសោះ ថា៖ "អាយ៉ាស៊ីនេះត្រូវបើកឲ្យដឹងអំពី អ៊ីបន្ទូ អាហ៊ី សារហ្មឺ ដែលជាភ្នាក់ងាររបស់អ៊ីស្រាអែលដែលត្រួតត្រាប្រទេសអេស៊ីបត ។ អ៊ីបន្ទូ អាហ៊ី សារហ្មឺនៅក្នុងចំណោមបុគ្គលដែលបាននៅជាមួយវិស្វលុលឡោះហ្មឺ^{صلوات الله عليه وآله} កាលព្រះអង្គ^{صلوات الله عليه وآله} រាយយកបានម៉ាក់កាស៊ីដែលបានហូរឈាម (គឺគាត់បានរូសនៅក្នុងសមរក្ខមិននេះ) ។ គាត់តែងតែសរសេរឲ្យវិស្វលុលឡោះហ្មឺ^{صلوات الله عليه وآله} ។ បើអស់ឡោះហ្មឺ^{صلوات الله عليه وآله} បើកឲ្យដឹងថា៖ "អស់ឡោះហ្មឺ^{صلوات الله عليه وآله} ទ្រង់មានព្រះមហិទ្ធិប្បទិបំផុត ព្រះអង្គ^{صلوات الله عليه وآله} ជាព្រះមុនិរាជ" គាត់សរសេរថា៖ "អស់ឡោះហ្មឺ^{صلوات الله عليه وآله} ទ្រង់ញាណបំផុត ព្រះអង្គ^{صلوات الله عليه وآله} ជាព្រះមុនិរាជ ។" វិស្វលុលឡោះហ្មឺ^{صلوات الله عليه وآله} បានប្រាប់គាត់ថា៖ "ចូរលោកឈប់ ថ្វីដ្បិតជាអស់ឡោះហ្មឺ^{صلوات الله عليه وآله} ទ្រង់ញាណ ព្រះអង្គ^{صلوات الله عليه وآله} ជាព្រះមុនិរាជពិតមែនក៏ដោយ ។" អ៊ីបន្ទូ អាហ៊ី សារហ្មឺ តែងតែប្រាប់ពួកលាក់ពុតថា៖ "ខ្ញុំអាច ថាដោយខ្លួនឯងដូចអ្វីដែលព្រះអង្គ^{صلوات الله عليه وآله} នាំមកនោះបានដែរ ។ ដូច្នោះឯងបានជាព្រះអង្គ^{صلوات الله عليه وآله} មិនឲ្យខ្ញុំកែ ។" ដូច្នោះអស់ឡោះហ្មឺ^{صلوات الله عليه وآله} បានបើកឲ្យដឹងអំពីគាត់នូវអ្វីដែលព្រះអង្គ^{صلوات الله عليه وآله} បានបើកឲ្យដឹងនេះ ។" (الكافي 8 : 242 / 200)

2/94-93/6 وَ فِي كِتَابِ (الْحَمْدُ وَ النَّارِ): عَنْ سَعِيدِ بْنِ جَنَاحٍ، قَالَ: حَدَّثَنِي عَوْفُ بْنُ عَبْدِ اللَّهِ الْأَزْدِيُّ، عَنْ جَابِرِ ابْنِ زَيْدِ الْجُعْفِيِّ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، وَ ذَكَرَ حَدِيثَ فُضِّ رُوحَ الْكَافِرِ، قَالَ (عَلَيْهِ السَّلَامُ): «فَإِذَا بَلَغَتِ الْخُلُقُومَ، ضَرَبَتِ الْمَلَائِكَةُ وَجْهَهُ وَ

ذُبْرُهُ، وَ قِيلَ: ﴿أَخْرِجُوا أَنْفُسَكُمْ الْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ بِمَا كُنْتُمْ تَقُولُونَ عَلَى اللَّهِ غَيْرَ الْحَقِّ وَ كُنْتُمْ عَنْ آيَاتِهِ تَسْتَكْبِرُونَ﴾، وَ ذَلِكَ قَوْلُهُ تَعَالَى: ﴿يَوْمَ يَرَوْنَ الْمَلَائِكَةَ لَا بُشْرَى يَوْمَئِذٍ لِلْمُجْرِمِينَ وَ يَقُولُونَ حَجْرًا مَحْجُورًا﴾ فَيَقُولُونَ: حَرَامًا عَلَيْكُمْ الْجَنَّةُ مُحْرَمًا. (البرهان

في تفسير القرآن ١ - الجزء : ٤ : صفحة : ١١٧ الحديث : ٩٩ / ٧٧٦٢ ، الإختصاص - الجزء : ١ : صفحة : ٣٥٩)**

6/93-94/2 យ៉ាកុប្យាវ អ៊ីបនូ យ៉ាស៊ីដ្យូ អាល់-យូសុអ៊ី បានតំណាលតមកពី អាហ្វិ យ៉ាកុប្យាវ^{صلوات الله عليه والسلام} អំពីការ យកវិញ្ញាណពួកបដិសេធសទ្ធា ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "ពេលវាមកដល់បំពង់ក ពួកទេវតានឹង វាយមុខនិងខ្នងអ្នកនោះ ហើយថា៖ [៦:៩៣] "ចូរឲ្យព្រលឹងពួកអ្នកចេញមក ។ ថ្ងៃនេះពួកអ្នកនឹងត្រូវ តបស្នងដោយទណ្ឌកម្មថោកទាបព្រោះពួកអ្នកបាននិយាយអំពីអល់ឡោះហ្វីខុសពីការពិត ពួកអ្នកបាន ក្រអឺតក្រអោងដាក់ព្រះសញ្ញាព្រះអង្គ" និងព្រះបន្ទូលព្រះអង្គ^{صلوات الله عليه والسلام} [២៥:២២] ថ្ងៃដែលពួកគេនឹងបាន ឃើញទេវតាទាំងឡាយ ថ្ងៃនោះពុំមែនជាដំណឹងល្អសម្រាប់ពួកឧក្រិដ្ឋទេ ពួកគេនឹងថ្លែងថា៖ "[នេះគឺ] បម្រាមដាច់ខាត ។" ដូច្នេះពួកទេវតានឹងថា៖ "គេហាមពួកអ្នក មិនឲ្យចូលឋានសួគ៌ទេ ដោយព្រះ បម្រាម[តឹងរឹង] ។" (359) (الإختصاص: 25:21-22)

٩٣/٦-٣/٩٤ عَنْ أَبِي بَصِيرٍ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) ﴿وَمَنْ أَظْلَمُ مِمَّنْ افْتَرَى عَلَى اللَّهِ كَذِبًا أَوْ قَالَ أُوحِيَ إِلَيَّ وَ لَمْ يُوْحَ إِلَيْهِ شَيْئًا وَ مَنْ قَالَ سَأُنزِلُ مِثْلَ مَا أَنْزَلَ اللَّهُ﴾، قَالَ: «مَنْ ادَّعَى الْإِمَامَةَ دُونَ الْإِمَامِ (عَلَيْهِ السَّلَامُ)». (تفسير العياشي 61 / 370 :1)**

6/93-94/3 អាហ្វិ បាស្លៀវ បានរាយការណ៍តមកពី អាហ្វិ យ៉ាកុប្យាវ^{صلوات الله عليه والسلام} អំពី [៦:៩៣] បុគ្គលអ្នកណា ទៅដែលទុច្ចរិតជាងបុគ្គលដែលប្រឌិតមុសាវាទដាក់អល់ឡោះហ្វី ឬថា៖ "គេបានបើកឲ្យខ្ញុំដឹង" ថ្វីបើគេ ពុំបានបើកឲ្យអ្នកនោះដឹងអ្វីសោះ និងអ្នកដែលថា៖ "ខ្ញុំអាចបើកឲ្យដឹងបានដូចអ្វីដែលអល់ឡោះហ្វីបាន បើកឲ្យដឹងនោះដែរ" ? អ៊ីម៉ា^{صلوات الله عليه والسلام} មានវចនៈថា៖ "[ស្ត្រីអំពី]បុគ្គលដែលទាមទារអ៊ីម៉ាម៉ាស្តុ[សម្រាប់ខ្លួន ឯង]ថ្វីបើបុគ្គលនោះមិនមែនអ៊ីម៉ា^{صلوات الله عليه والسلام} ទេ ។" (61 / 370 :1) (تفسير العياشي)

٩٣/٦-٤/٩٤ ثُمَّ قَالَ عَلِيُّ بْنُ إِبْرَاهِيمَ: وَ حَدَّثَنِي أَبِي، عَنْ بَعْضِ أَصْحَابِنَا، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، أَنَّهُ قَالَ: «نَزَلَتْ هَذِهِ الْآيَةُ فِي مُعَاوِيَةَ وَ بَنِي أُمَيَّةَ وَ شُرَكَائِهِمْ وَ أَتَمَّتْهُمْ». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٤٥٤ الحديث : ٩٩ / ٣٥٧٥ ، تفسير القمّي - الجزء : ١ : صفحة : ٢١١)**

6/93-94/4 [...] រាយការណ៍តមកពី អាហ្វិ អុប៊ុលឡោះហ្វី^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "អាយ៉ាស្តុនេះ ត្រូវដាក់មកសំដៅទៅលើរូប មូអុរីយ៉ាស្តុ, បាន អ៊ីម៉ាម៉ាស្តុ, ដៃគូរបស់ពួកគេនិងមេដឹកនាំពួកគេ ។" (تفسير القمّي : 211)

٩٣/٦-٥/٩٤ الْعِيَّاشِيُّ: عَنْ سَلَامٍ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ: ﴿الْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ﴾. قَالَ: «الْعَطَشُ يَوْمَ الْقِيَامَةِ». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٤٥٤ الحديث : ٩٩ / ٣٥٧٦ ، تفسير القمّي - الجزء : ١ : صفحة : ٣٧٠ الحديث : ٦٢)**

6/93-94/5 អាល់-អ៊ែយ៉ាស៊ី បានតំណាលតមកពី សាឡាម តមកពី អាហ្វិ យ៉ាកុប្យាវ^{صلوات الله عليه والسلام} ដែលមាន វចនៈអំពីព្រះបន្ទូលអល់ឡោះហ្វី^{صلوات الله عليه والسلام}, [៦:៩៣] ថ្ងៃនេះពួកអ្នកនឹងត្រូវតបស្នងដោយទណ្ឌកម្មថោកទាប ថា៖ "អាការស្រែកទឹកក្នុងថ្ងៃជំនុំជម្រះ ។" (62 / 370 :1) (تفسير العياشي)

*6/93-94/6 [...] រាយការណ៍តមកពី អាប៊ូ បាស្រៀរ តមកពី អាប៊ូ អុប៊ុលឡោះហ្វា صلوات الله عليه والسلام ដែលមាន
 រចនៈថា៖ "អុប៊ុលឡោះហ្វា ប៊ីន សាត្រ់ដ្ឋ ប៊ីន អាប៊ូ សារហ្វា ជាបងប្អូនមេដោះមួយរបស់អ៊ីស្រាអ៊ែល ។
 គាត់បានមកម៉ាឌីណាស៊ូ ហើយបានទៅជាមុស្លីម ។ គាត់ពូកែសរសេរអក្សរ ។ ពេលអស់ឡោះហ្វា رحل ដាក់
 វាហ្វឹមកឲ្យរ៉េស៊ីលុលឡោះហ្វា صلوات الله عليه وآله រ៉េស៊ីលុលឡោះហ្វា صلوات الله عليه وآله ហៅគាត់ឲ្យសរសេរអ្វីដែលអស់ឡោះហ្វា رحل បាន
 បើកឲ្យព្រះអង្គ صلوات الله عليه وآله ដឹង ។ ពេលរ៉េស៊ីលុលឡោះហ្វា صلوات الله عليه وآله ប្រាប់គាត់ថា៖ "ទ្រង់សវនាការ, ទ្រង់ទស្សនាការ"
 គាត់សរសេរថា "ទ្រង់សវនាការ, ទ្រង់ញាណ" ។ ពេលព្រះអង្គ صلوات الله عليه وآله មានព្រះរចនៈថា៖ "អស់ឡោះហ្វា رحل
 ទ្រង់ញាណអ្វីដែលពួកអ្នកធ្វើ" គាត់សរសេរថា "ទ្រង់ទស្សនាការ" [ជំនួសទ្រង់ញាណ] ។ គាត់តែងតែ
 រើសអើងតួអក្សរ "តា" និងតួអក្សរ "យ៉ា" ។ រ៉េស៊ីលុលឡោះហ្វា صلوات الله عليه وآله មានព្រះរចនៈថា៖ "ជាតែមួយ (ចង
 និយាយអំពីអស់ឡោះហ្វា رحل ?) ។"

فَارْتَدَّ كَافِرًا وَ رَجَعَ إِلَى مَكَّةَ، وَ قَالَ لِقُرَيْشٍ: وَ اللَّهُ مَا يَدْرِي مُحَمَّدٌ مَا يَقُولُ، أَنَا أَقُولُ مِثْلَ مَا يَقُولُ، فَلَا يَنْكُرُ عَلَيَّ ذَلِكَ، فَأَنَا أَنْزَلُ مِثْلَ
 مَا أَنْزَلَ اللَّهُ. فَأَنْزَلَ اللَّهُ عَلَى نَبِيِّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) فِي ذَلِكَ ﴿وَ مَنْ أَظْلَمُ مِمَّنْ افْتَرَى عَلَى اللَّهِ كَذِبًا أَوْ قَالَ أُوحِيَ إِلَيَّ وَ لَمْ يُوْحَ إِلَيْهِ
 شَيْءٌ وَ مَنْ قَالَ سَأُنزِلُ مِثْلَ مَا أَنْزَلَ اللَّهُ﴾.

គាត់បានបះបោរ (មូរតាដ្ឋ) ទៅជាការហ្វៀវវិញ ហើយបានត្រឡប់ទៅម៉ាកកាស៊ូវិញ ។ គាត់បានប្រាប់ពួក
 គូរ៉យស្ត៍ថា៖ "សូមស្ស៊ុចនឹងអស់ឡោះហ្វា رحل ! មូហ្វាម៉ាដ្ឋ صلوات الله عليه وآله មិនដឹងថាខ្លួននិយាយអ្វីទេ ។ ខ្ញុំថាដូចគេ صلوات الله عليه وآله
 ថាដែរ គេ صلوات الله عليه وآله មិនជំទាស់ខ្ញុំទេ ។ ដូច្នេះខ្ញុំបើកឲ្យដឹងដូចអស់ឡោះហ្វា رحل បើកឲ្យដឹង ។" ហេតុដូច្នេះ
 អស់ឡោះហ្វា رحل បានបើកឲ្យព្រះសាស្តា صلوات الله عليه وآله ព្រះអង្គ رحل ដឹងអំពីរឿងនេះថា៖ [៦:៩៣] *បុគ្គលអ្នកណាទៅ
 ដែលទុច្ចរិតជាបុគ្គលដែលប្រឌិតមុសាវាទដាក់អស់ឡោះហ្វា ឬថា៖ "គេបានបើកឲ្យខ្ញុំដឹង" ថ្វីបើគេពុំ
 បានបើកឲ្យអ្នកនោះដឹងអ្វីសោះ: និងអ្នកដែលថា៖ "ខ្ញុំអាចបើកឲ្យដឹងបានដូចអ្វីដែលអស់ឡោះហ្វា បាន
 បើកឲ្យដឹងនោះដែរ" ?*

فَلَمَّا فَتَحَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) مَكَّةَ أَمَرَ بِقَتْلِهِ، فَجَاءَ بِهِ عُثْمَانُ، وَ قَدْ أَخَذَ بِيَدِهِ وَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) فِي
 الْمَسْجِدِ، فَقَالَ: يَا رَسُولَ اللَّهِ، اغْفُ عَنَّهُ. فَسَكَتَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) ثُمَّ أَعَادَ فَسَكَتَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ
 آلِهِ)، ثُمَّ أَعَادَ، فَقَالَ: هُوَ لَكَ.

កាលរ៉េស៊ីលុលឡោះហ្វា صلوات الله عليه وآله វាយយកម៉ាកកាស៊ូបាន ព្រះអង្គ صلوات الله عليه وآله បានចេញព្រះរាជបញ្ជាឲ្យសម្លាប់គាត់
 តែអ៊ីស្រាអ៊ែលបានអូសដៃគាត់មកជួបរ៉េស៊ីលុលឡោះហ្វា صلوات الله عليه وآله កាលព្រះអង្គ صلوات الله عليه وآله នៅក្នុងម៉ាស៊ីយ៉ូដ្ឋ ។
 អ៊ីស្រាអ៊ែលបានទូលថា៖ "រ៉េស៊ីលុលឡោះហ្វា صلوات الله عليه وآله អើយ! សូមព្រះអង្គ صلوات الله عليه وآله មេត្តាលើកទោសឲ្យគាត់!" តែ
 រ៉េស៊ីលុលឡោះហ្វា صلوات الله عليه وآله នៅស្ងៀម ។ ហើយគាត់ទទួលសូមម្តងទៀត ។ តែរ៉េស៊ីលុលឡោះហ្វា صلوات الله عليه وآله នៅ
 ស្ងៀម ។ បន្ទាប់មកគាត់បានទទួលសូមទៀត ។ ព្រះអង្គ صلوات الله عليه وآله មានព្រះរចនៈថា៖ "គាត់ជាគ្មារបស់
 លោក ។"

فَلَمَّا مَرَّ قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): أَلَمْ أَقُلْ: مَنْ رَأَهُ فَلْيَتَّقِلْهُ؟ فَقَالَ رَجُلَانِ: كَانَتْ عَيْنِي إِلَيْكَ - يَا رَسُولَ اللَّهِ - أَنْ تُشِيرَ إِلَيَّ فَأَقْتُلَهُ. فَقَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): إِنَّ الْأَنْبِيَاءَ لَا يَفْتُلُونَ بِالْإِشَارَةِ. فَكَانَ مِنَ الطَّلَافِ». (البرهان في تفسير القرآن - الجزء ٢ : صفحة ٤٥٣ الحديث ٣٥٧٠ / ٩٩ ، تفسير القمِّي - الجزء ١ : صفحة ٢١٠)**

ពេលពួកគាត់ចេញទៅផុត រឺស្វីលុលឡោះហ្គ័រ^{صلى الله عليه وآله} មានព្រះវចនៈថា៖ "តើខ្ញុំ^{صلى الله عليه وآله} មិនបានថា "អ្នកណា ឃើញបុគ្គលនោះ ចូរអ្នកនោះសម្លាប់បុគ្គលនោះ" ទេ ?" បុរសម្នាក់បានទូលថា៖ "រឺស្វីលុលឡោះហ្គ័រ^{صلى الله عليه وآله} អើយ! ភ្នែកទូលបង្គំផ្ដោតទៅលើព្រះអង្គ^{صلى الله عليه وآله} ។ បើព្រះអង្គ^{صلى الله عليه وآله} ឲ្យសញ្ញា ទូលបង្គំនឹងសម្លាប់បុគ្គលនោះ ភ្លាម ។" រឺស្វីលុលឡោះហ្គ័រ^{صلى الله عليه وآله} មានព្រះវចនៈថា៖ "ព្រះសាស្តា^{صلى الله عليه وآله} មិនសម្លាប់អ្នកណាដោយឲ្យសញ្ញា ទេ ។" ដូច្នោះគាត់ (ពោលគឺ អាប់ខុលឡោះហ្គ័រ ប៊ិន សាក្កុដ្វី ប៊ិន អាហ្វិ សារហ្គ័រ) ជាបុគ្គលម្នាក់ដែលត្រូវ ដោះលែងឲ្យមានសេរីភាព ។" (تفسير القمِّي 1: 210)

ثلاثة
اربع
الحزب
١٤

٥٥ إِنَّ اللَّهَ فَالِقُ الْحَبِّ وَالنَّوَى يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَمُخْرِجُ الْمَيِّتِ مِنَ الْحَيِّ ذَٰلِكُمْ اللَّهُ فَأَنَّى تُؤْفَكُونَ ﴿٥٥﴾
៩៥. អល់ឡោះហ្គ័រជាអ្នកពុះបំបែកគ្រាប់ពូជនិងស្នូល[គ្រាប់លម្អើ] ព្រះអង្គយកអ្វីដែលរស់ចេញមកពីអ្វី ដែលស្លាប់ ។ ព្រះអង្គយកអ្វីដែលស្លាប់ចេញមកពីអ្វីដែលរស់ ។ នោះគឺអល់ឡោះហ្គ័រ ។ ម្ដេចក៏ពួកអ្នក គេចចេញ [ពីមាតាគ្រង់ត្រូវ តើពួកអ្នកទៅណា] ?

٥٦ فَالِقُ الْأَصْبَاحِ وَجَعَلَ اللَّيْلَ سَكَنًا وَالشَّمْسَ وَالْقَمَرَ حُسْبَانًا ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ ﴿٥٦﴾
៩៦. [ព្រះអង្គជា]អ្នកពុះបំបែក[មេឃនាពេល]សេតារុណ (គឺពេលមុនថ្ងៃរះ) ។ ព្រះអង្គបង្កើតពេលយប់ សម្រាប់សម្រាក [ព្រះអង្គបង្កើត]ដួងអាទិត្យនិងដួងចន្ទសម្រាប់គណនា[ឲ្យដឹងពេលវេលានិងទីតាំង] ។ នេះគឺការរៀបចំរបស់ព្រះឥឡិមន្ត (គឺព្រះដែលមានឫទ្ធិ) ព្រះទ្រង់ញាណ ។

អធិប្បាយអាយ៉ាសុំ ៩៥-៩៦

٩٥/٦-١/٩٦ ١/ مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ مُحَمَّدٍ، عَنْ صَالِحِ بْنِ أَبِي حَمَادٍ، عَنِ الْحُسَيْنِ بْنِ يَرِيدٍ، عَنِ الْحَسَنِ بْنِ عَلِيٍّ بْنِ أَبِي حَمْرَةَ، عَنْ إِبْرَاهِيمَ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «إِنَّ اللَّهَ عَزَّ وَجَلَّ لَمَّا أَرَادَ أَنْ يَخْلُقَ آدَمَ (عَلَيْهِ السَّلَامُ) بَعَثَ جِبْرَائِيلَ (عَلَيْهِ السَّلَامُ) فِي أَوَّلِ سَاعَةٍ مِنْ يَوْمِ الْجُمُعَةِ فَقَبَضَ بِيَمِينِهِ قَبْضَةً بَلَّغَتْ مِنَ السَّمَاءِ السَّابِعَةِ إِلَى السَّمَاءِ الدُّنْيَا، وَ أَخَذَ مِنْ كُلِّ سَمَاءٍ تَرْتِيبًا، ثُمَّ قَبَضَ قَبْضَةً أُخْرَى، مِنَ الْأَرْضِ السَّابِعَةِ الْعُلْيَا إِلَى الْأَرْضِ السَّابِعَةِ الْفُصْوَى،

6/95-96/1 [...] រាយការណ៍មកពី អាល់-ហ្គាសាស័ ប៊ិន អុលី ប៊ិន អាហ្វិ ហ្គាស្តាសុំ តមកពី អ៊ីបរហ្គ័រ តមកពី អាហ្វិ អាប់ខុលឡោះហ្គ័រ^{صلى الله عليه وآله} ដែលមានវចនៈថា៖ "កាលអល់ឡោះហ្គ័រ^{صلى الله عليه وآله} មានព្រះបំណងបង្កើត អាដាំ^{عليه السلام} ព្រះអង្គ^{صلى الله عليه وآله} បានប្រើយ៉ូបរអ៊ីល^{عليه السلام} ទៅនៅពេលដើមថ្ងៃសុក្រ ។ យ៉ូបរអ៊ីល^{عليه السلام} បានពន្លតដៃពី មេឃជាន់ទីប្រាំពីរទៅឯមេឃជាន់ក្រោមបំផុត ចាប់យកធូលីមួយក្តាប់ពីគ្រប់មេឃ ។ បន្ទាប់មក យ៉ូបរអ៊ីល^{عليه السلام} បានពន្លតដៃមួយទៀត ពីផែនដីទីប្រាំពីរខ្ពស់ជាងគេដល់ផែនដីទីប្រាំពីរទាបជាងគេ ចាប់ យកមួយក្តាប់ទៀត[ពីគ្រប់ផែនដី] ។

فَأَمَرَ اللَّهُ عَزَّ وَجَلَّ كَلِمَتَهُ فَأَمْسَكَ الْقَبْضَةَ الْأُولَى بِيَمِينِهِ، وَ الْقَبْضَةَ الْأُخْرَى بِشِمَالِهِ، فَفَلَقَ الطِّينَ فَلَفَّتَيْنِ فَذَرَأَ مِنَ الْأَرْضِ ذَرَوًا وَ مِنْ

السَّمَاوَاتِ ذُرُوءًا، فَقَالَ لِلَّذِي يُبَيِّنُهِ: مِنْكَ الرَّسُلُ وَالْأَنْبِيَاءُ وَالْأَوْصِيَاءُ وَالصِّدِّيقُونَ وَالْمُؤْمِنُونَ وَالشُّهَدَاءُ وَمَنْ أُريدُ كَرَامَتَهُ. فَوَجِبَ لَهُمْ مَا قَالِ كَمَا قَالَ.

បន្ទាប់មកអស់ឡោះហ្ន៎បានបញ្ជាព្រះបន្ទូលព្រះអង្គ (គឺយ៉ូស៊ុហ្វ) ឲ្យទុកដីមួយក្តាប់ដំបូងក្នុង ដៃស្តាំ មួយក្តាប់ចុងក្រោយក្នុងដៃឆ្វេង ។ ដូច្នោះដីឥដ្ឋត្រូវបំបែកជាពីរចំណែក មួយចំណែកយកមកពី លើផែនដីមួយចំណែកទៀតយកមកពីលើមេឃ ។ ព្រះអង្គបានប្រាប់ដីឥដ្ឋដែលនៅក្នុងដៃស្តាំព្រះ បន្ទូលព្រះអង្គ (គឺយ៉ូស៊ុហ្វ) ថា៖ "នឹងកើតមកពីពួកអ្នក ព្រះសាសនៈទូត (រ៉ស៊ូល) ព្រះ សាស្តា (ណាប៊ី) អ្នកស្នងបុគ្គលសច្ចៈ អ្នកមានសទ្ធាជ្រះថ្លា ទុក្ខរៈបុគ្គល បុគ្គលដែលអញ ចង់លើកតម្កើង ។" ដូច្នោះអ្វីដែលព្រះអង្គបានចែងអំពីពួកគេត្រូវកំណត់ទុកឲ្យពួកគេជាចាំបាច់ ដូច ដែលព្រះអង្គមានព្រះបន្ទូលនោះ ។

وَقَالَ لِلَّذِي يُبَيِّنُهِ: مِنْكَ الْجَبَّارُونَ وَالْمُشْرِكُونَ وَالْمُنَافِقُونَ وَالطَّوَغِيثُ وَمَنْ أُريدُ هَوَانَهُ وَشَفْوَتَهُ. فَوَجِبَ لَهُمْ مَا قَالِ كَمَا قَالَ. ثُمَّ إِنَّ الطَّيِّبِينَ خُلِقْنَا جَمِيعًا، وَ ذَلِكَ قَوْلُهُ تَعَالَى: ﴿إِنَّ اللَّهَ فَالِقُ الْحَبِّ وَالنَّوَى﴾ فَالْحَبُّ: طِينَةُ الْمُؤْمِنِينَ الَّتِي أَلْقَى اللَّهُ عَلَيْهَا حَبَّتَهُ، وَ النَّوَى: طِينَةُ الْكَافِرِينَ الذِّينَ نَأُوا عَنْ كُلِّ خَيْرٍ، وَ إِذَا سُمِّيَ النَّوَى مِنْ أَجْلِ أَنَّهُ نَأَى مِنَ الْحَقِّ، وَ تَبَاعَدَ مِنْهُ.

ព្រះអង្គបានប្រាប់ដីឥដ្ឋដែលនៅក្នុងដៃឆ្វេងព្រះបន្ទូលព្រះអង្គ (គឺយ៉ូស៊ុហ្វ) ថា៖ "នឹងកើតមក ពីពួកអ្នក ពួកសាហាវ យោរយៅ ពួកពហុទេពនិយម ពួកបដិសេធសទ្ធា ពួកបំពានបំពាន ពួកដែលអញ នឹងតម្រូវឲ្យអាម៉ាស់ទាបថោកនិងអកុសល ។" ដូច្នោះអ្វីដែលព្រះអង្គបានចែងអំពីពួកគេត្រូវកំណត់ ទុកឲ្យពួកគេជាចាំបាច់ ដូចដែលព្រះអង្គមានព្រះបន្ទូលនោះ ។ បន្ទាប់មកដីឥដ្ឋទាំងពីរចំណែកត្រូវ ច្របាច់ចូលគ្នា ដូចអស់ឡោះហ្ន៎មានព្រះរាជបន្ទូលថា៖ [៦:៩៥] អស់ឡោះហ្ន៎ជាអ្នកពុះបំបែកគ្រាប់ ពូជនិងស្នូល ។ គ្រាប់ពូជគឺដីឥដ្ឋអ្នកមានសទ្ធាជ្រះថ្លា (មុមិនីន) ដែលត្រូវអស់ឡោះហ្ន៎ចោលសេចក្តី ស្រឡាញ់របស់ព្រះអង្គមកក្នុងខ្លួន ។ រីឯស្នូលគឺដីឥដ្ឋពួកបដិសេធសទ្ធា (ពួកកាហ្វេរ) ដែលផ្តាច់ខ្លួន ពីសេចក្តីល្អគ្រប់យ៉ាង ។ ដែលហៅថាស្នូលនោះ (នោះ) ពីព្រោះវាឃ្លាតឆ្ងាយពីសេចក្តីល្អប្រសើរគ្រប់ យ៉ាងនិងឆ្ងាយពីអស់ឡោះហ្ន៎ ។"

وَقَالَ اللَّهُ عَزَّ وَ جَلَّ: ﴿يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَ يُخْرِجُ الْمَيِّتَ مِنَ الْحَيِّ﴾ فَالْحَيُّ: الْمُؤْمِنُ الَّذِي يُخْرِجُ طِينَتَهُ مِنَ طِينَةِ الْكَافِرِ، وَ الْمَيِّتُ الَّذِي يُخْرِجُ مِنَ الْحَيِّ: هُوَ الْكَافِرُ الَّذِي يُخْرِجُ مِنَ طِينَةِ الْمُؤْمِنِ، فَالْحَيُّ: الْمُؤْمِنُ، وَ الْمَيِّتُ: الْكَافِرُ، وَ ذَلِكَ قَوْلُ اللَّهِ عَزَّ وَ جَلَّ: ﴿أَوْ مِنْ كَانَ مَيِّتًا فَأَحْيَيْنَاهُ﴾ فَكَانَ مَوْتُهُ إِحْتِلَاطَ طِينَةٍ مَعَ طِينَةِ الْكَافِرِ، وَ كَانَ حَيَاتُهُ حِينَ فَرَّقَ اللَّهُ عَزَّ وَ جَلَّ بَيْنَهُمَا بِكَلِمَتِهِ.

អស់ឡោះហ្ន៎មានព្រះរាជបន្ទូលថា៖ [៦:៩៥] ព្រះអង្គយកអ្វីដែលរស់ចេញមកពីអ្វីដែលស្លាប់ ។ ព្រះ អង្គយកអ្វីដែលស្លាប់ចេញមកពីអ្វីដែលរស់ ។ អ្វីដែលរស់គឺអ្នកមានសទ្ធាជ្រះថ្លាដែលគេយកដីឥដ្ឋរបស់ អ្នកនោះចេញមកពីក្នុងដីឥដ្ឋ (គឺសាលោហិត) របស់បុគ្គលបដិសេធសទ្ធា ។ អ្វីដែលស្លាប់ដែលត្រូវយក ចេញមកពីអ្វីដែលរស់នោះ គឺបុគ្គលបដិសេធសទ្ធា (អ្នកកាហ្វេរ) ដែលចេញមកពីដីឥដ្ឋ (គឺ សាលោហិត) របស់បុគ្គលដែលមានសទ្ធាជ្រះថ្លា ។ ដូច្នោះអ្វីដែលរស់គឺអ្នកមានសទ្ធាជ្រះថ្លា អ្វីដែល ស្លាប់គឺអ្នកបដិសេធសទ្ធា (កាហ្វេរ) ។ នេះគឺអត្ថន័យរបស់ព្រះរាជបន្ទូលអស់ឡោះហ្ន៎ [៦:១២២] គឺ បុគ្គលដែលស្លាប់ទៅហើយ ហើយយើងបានឲ្យគេរស់ឡើងវិញ... ។ ការស្លាប់របស់បុគ្គលគឺការច្របល់ (ដីឥដ្ឋរបស់បុគ្គល) ចូលគ្នាជាមួយដីឥដ្ឋរបស់អ្នកបដិសេធសទ្ធា ។ ការរស់ឡើងវិញរបស់បុគ្គលគឺពេល ដែលអស់ឡោះហ្ន៎បានបំបែកទាំងពីរនេះចេញពីគ្នាដោយព្រះបន្ទូលព្រះអង្គ (គឺព្រះចំណង់និងព្រះ

កំណត់របស់ព្រះអង្គ (រ.៧) ១

كَذَلِكَ يُخْرِجُ اللَّهُ عَزَّ وَ جَلَّ الْمُؤْمِنِينَ فِي الْأَمْثِلَادِ مِنَ الظُّلْمَةِ بَعْدَ دُخُولِهِ إِلَى النَّوْرِ، وَ يُخْرِجُ الْكَافِرَ مِنَ النَّوْرِ إِلَى الظُّلْمَةِ بَعْدَ دُخُولِهِ إِلَى النَّوْرِ، وَ ذَلِكَ قَوْلُ اللَّهِ عَزَّ وَ جَلَّ: ﴿لِيُنذِرَ مَنْ كَانَ حَيًّا وَ يَحِقَّ الْقَوْلُ عَلَى الْكَافِرِينَ﴾. ** (البرهان في تفسير القرآن ١ - الجزء :

٢ صفحة : ٤٥٦ الحديث : ٣٥٧٩ / ٩٩ ، الكافي - الجزء : ٢ : صفحة : ٤ الحديث : ٧)

អល់ឡោះហ្ន៎បានស្រង់អ្នកមានសទ្ធាជ្រះថ្លាក្នុងពេលកើតពីពោះម្តាយ ចេញពីភាពងងឹត ក្រោយពីបាននៅក្នុងភាពងងឹតនោះ មកកាន់ពន្លឺបែបនេះឯង ។ ព្រះអង្គយកបុគ្គលបដិសេធសទ្ធាចេញពីពន្លឺទៅកាន់ភាពងងឹតបែបនេះឯង បន្ទាប់ពីបាននៅក្នុងពន្លឺនោះ ។ នេះគឺអត្ថន័យរបស់ព្រះរាជបន្ទូលអល់ឡោះហ្ន៎ [៣៦:៧០] ដើម្បីដាស់តឿនអ្នកណាដែលរស់រវើក និងដើម្បីនឹងឲ្យព្រះបន្ទូលទៅជាពិតលើពួកបដិសេធសទ្ធា ។" (الكافي 2 : 7 / 4) 30:18-20

٦/٩٥-٩٦/٢ العَبَّاشِيُّ: عَنْ صَالِحِ بْنِ سَهْلٍ، رَفَعَهُ إِلَى أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِ اللَّهِ: ﴿فَالِقُ الْحَبِّ وَ النَّوَى﴾: «الْحَبُّ: مَا أَحْبَبُّهُ، وَ النَّوَى: مَا نَأَى عَنِ الْحَقِّ فَلَمْ يَقْبَلْهُ». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٤٥٧ الحديث : ٣٥٨٠ / ٩٩ ، تفسير العيَّاشي - الجزء : ١ : صفحة : ٣٧٠ : الحديث : ٦٤)**

6/95-96/2 អាល់-អ៊ែយ៉ាស្តី បានរាយការណ៍តមកពី ស្ទ្រីលីហ្ន៎ ប៊ីន សាហ្គាល់ យោលតាមបណ្តាញព័ត៌មានដែលឡើងទៅដល់ អាហ្វិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلم}ដែលមានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្ន៎ [៦:៩៥] អ្នកពុះបំបែកគ្រាប់ពូជនិងស្នូល ថា៖ "គ្រាប់ពូជ (អាល់-ហ្គាប់) គឺអ្វីដែលស្រឡាញ់ព្រះអង្គ ។ ស្នូល (អាល់-ណាវ៉ា) គឺអ្វីដែលគេចចេញពីការពិត មិនព្រមទទួលស្គាល់ការពិតនោះទេ ។" (تفسير العيَّاشي 1 : 370 / 64)

٦/٩٥-٩٦/٣ عَنِ الْمُفَضَّلِ، قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) عَنْ قَوْلِهِ: ﴿فَالِقُ الْحَبِّ وَ النَّوَى﴾. قَالَ: «الْحَبُّ: الْمُؤْمِنُ، وَ ذَلِكَ قَوْلُهُ: ﴿وَ أَلْقَيْتُ عَلَيْكَ مَحَبَّةً مِنِّي﴾ وَ النَّوَى: هُوَ الْكَافِرُ الَّذِي نَأَى عَنِ الْحَقِّ فَلَمْ يَقْبَلْهُ». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٤٥٧ الحديث : ٣٥٨٠ / ٩٩ ، تفسير العيَّاشي - الجزء : ١ : صفحة : ٣٧٠ : الحديث : ٦٥)**

6/95-96/3 អាល់-មូហ្វាដ្ត៍ដ្តល់ បានថាខ្ញុំបានសួរ អាហ្វិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلم}អំពីព្រះបន្ទូលអល់ឡោះហ្ន៎ [៦:៩៥] អ្នកពុះបំបែកគ្រាប់ពូជនិងស្នូល ។ ព្រះអង្គ^{صلوات الله عليه والسلم}មានវចនៈថា៖ "គ្រាប់ពូជគឺមុមីន នេះគឺព្រះបន្ទូលអល់ឡោះហ្ន៎ [២០:៣៩] អញបានប្រោះមកលើអ្នកនូវសេចក្តីស្រឡាញ់មកពីអញ ។ ស្នូល (អាល់-ណាវ៉ា) អ្នកនេះគឺកាហ្វៀរដែលគេចចេញពីការពិត មិនព្រមទទួលការពិតនោះទេ ។" (تفسير العيَّاشي 1 : 370 / 65)

٦/٩٥-٩٦/٤ وَ فِي (نَهْجِ الْبَيْتَانِ): فِي مَعْنَى الْآيَةِ، عَنْ أَبِي جَعْفَرٍ، وَ أَبِي عَبْدِ اللَّهِ (عَلَيْهِمَا السَّلَامُ): «يُخْرِجُ الْمُؤْمِنَ مِنَ الْكَافِرِ، وَ الْكَافِرَ مِنَ الْمُؤْمِنِ». (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٤٥٧ الحديث : ٣٥٨٤ / ٩٩ ، نهج البيان - الجزء : ٢ : صفحة : ١١٤ (مخطوط))**

6/95-96/4 នៅក្នុងសាត្រា ណាស្ត៍យ៉ាស់-បាយ៉ាន ន័យរបស់អាយ៉ាស្ត៍នេះ អាហ្វិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلم}មានវចនៈថា៖ "ព្រះអង្គស្រង់យកមុមីនមកពីកាហ្វៀរ (គឺអ្នកបដិសេធសទ្ធា) ស្រង់យកកាហ្វៀរមកពីមុមីន ។" (نهج البيان 2 : 114 (مخطوط))

٥/٩٦-٩٥/٦* عَنْ عَبْدِ اللَّهِ بْنِ الْفَضْلِ التَّوْفَلِيِّ، عَمَّنْ رَفَعَهُ إِلَى أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: «إِذَا طَلَبْتُمْ الْحَوَائِجَ فَاطْلُبُوهَا بِالنَّهَارِ، فَإِنَّ اللَّهَ جَعَلَ الْحَيَاءَ فِي الْعَيْنَيْنِ، وَإِذَا تَزَوَّجْتُمْ فَتَزَوَّجُوا بِاللَّيْلِ فَإِنَّ اللَّهَ ﴿جَعَلَ اللَّيْلَ سَكَنًا﴾». (البرهان في تفسير القرآن - الجزء ٢ : صفحة : ٤٥٧ الحديث : ٣٥٨٦ / ٩٩ ، تفسير العياشي - الجزء : ١ : صفحة : ٣٧٠ : الحديث : ٦٦)**

*6/95-96/5 [...] រាយការណ៍តមកពី អាប់ខុលឡោះហ្គី ប៊ិន ហ្វីដូយលី អាល-ណេហ្គាលី តមកពីម្នាក់ ដែលបានរាយការណ៍តមកពី អាហ្វិ យ៉ាកុហ្គារ^{صلوات الله عليه والسلام} ដែលបានមានវចនៈថា៖ "បើអស់លោកស្វែងរក សេចក្តីត្រូវការ ចូរស្វែងរកវាពេលថ្ងៃ ព្រោះអស់ឡោះហ្គី^{رحمته} ធ្វើឲ្យការខ្មាសអៀននៅក្នុងភ្នែក ។ ពេលអស់ លោករៀបការ ចូររៀបការនៅពេលយប់ ព្រោះអស់ឡោះហ្គី^{رحمته} [៦:៩៦] បង្កើតពេលយប់សម្រាប់ សម្រាក ។" (66 /370 :1) (تفسير العياشي)

٦/٩٦-٩٥/٦* عَنْ الْحَسَنِ بْنِ عَلِيٍّ بْنِ بِنْتِ الْيَاسِ، قَالَ: سَمِعْتُ أَبَا الْحَسَنِ الرِّضَا (عَلَيْهِ السَّلَامُ) يَقُولُ: «إِنَّ اللَّهَ جَعَلَ اللَّيْلَ سَكَنًا، وَ جَعَلَ النَّسَاءَ سَكَنًا، وَمَنْ السُّنَّةَ التَّزْوِيجُ بِاللَّيْلِ وَ إِطْعَامُ الطَّعَامِ». (البرهان في تفسير القرآن - الجزء ١ - الجزء : ٢ : صفحة : ٤٥٧ الحديث : ٣٥٨٧ / ٩٩ ، تفسير العياشي - الجزء : ١ : صفحة : ٣٧١ : الحديث : ٦٧)**

*6/95-96/6 រាយការណ៍មកពី អាល-ហ្គាសាន់ ប៊ិន អុលី ប៊ិន ប៊ិនតី អាល-អ៊ីលយ៉ាស់ ដែលបាន រាយការណ៍ថាខ្ញុំបានឮ អាល-រីដ្ឋី^{صلوات الله عليه والسلام} មានវចនៈថា៖ "អស់ឡោះហ្គី^{رحمته} [៦:៩៦] បង្កើតពេលយប់សម្រាប់ សម្រាក ព្រះអង្គ^{رحمته} បានបង្កើតស្រ្តីសម្រាប់ការស្រាកស្រាន្ត ។ ដូច្នេះរៀបការពេលយប់និងផ្តល់អាហារ ដល់ជនដទៃជាស្វីណាត្តមួយ ។" (67 /381 :1) (تفسير العياشي)

٧/٩٦-٩٥/٦* عَنْ عَلِيٍّ بْنِ عُقْبَةَ، عَنْ أَبِيهِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «تَزَوَّجُوا بِاللَّيْلِ فَإِنَّ اللَّهَ جَعَلَهُ سَكَنًا، وَ لَا تَطْلُبُوا الْحَوَائِجَ بِاللَّيْلِ فَإِنَّهُ مُظْلِمٌ». (البرهان في تفسير القرآن - الجزء ١ - الجزء : ٢ : صفحة : ٤٥٧ : الحديث : ٣٥٨٨ / ٩٩ ، تفسير العياشي - الجزء : ١ : صفحة : ٣٧١ : الحديث : ٦٨)**

*6/95-96/7 រាយការណ៍មកពី អុលី ប៊ិន អ៊ីកូបាស្ត តមកពីឪពុកលោក តមកពី អាហ្វិ អាប់ខុលឡោះហ្គី^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "ចូររៀបការពេលយប់ ព្រោះអស់ឡោះហ្គី^{رحمته} បង្កើតពេលយប់ សម្រាប់ការស្រាកស្រាន្ត ។ ចូរកុំស្វែងរកសេចក្តីត្រូវការពេលយប់ព្រោះវាងងឹត ។" (68 /371 :1) (تفسير العياشي)

وَهُوَ الَّذِي جَعَلَ لَكُمْ الَّتُجُومَ لِتَهْتَدُوا بِهَا فِي ظُلُمَاتِ اللَّيْلِ وَالْبَحْرِ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَعْلَمُونَ ﴿٩٧﴾

៩៧. ព្រះអង្គជាអ្នកបង្កើតដូងតារាសម្រាប់ពួកអ្នក ដើម្បីនាំផ្លូវពួកអ្នកក្នុងភាពងងឹតនៃដីគោកនិង សមុទ្រ ។ យើងបានអធិប្បាយបំភ្លឺបណ្តាព្រះសញ្ញា[និងព្រះឱង្ការ]សម្រាប់បណ្តាអ្នកដែលដឹង ។

وَهُوَ الَّذِي أَنْشَأَكُمْ مِنْ نَفْسٍ وَاحِدَةٍ فَمُسْتَقَرٌّ وَمُسْتَوْدَعٌ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَفْقَهُونَ ﴿٩٨﴾

៩៨. ព្រះអង្គជាអ្នកបង្កើតពួកអ្នកចេញមកពីមនុស្សតែមួយ [ឲ្យពួកអ្នក]មានកន្លែងបិទថេរនិងកន្លែង បញ្ជើ (គឺមិនមាំមួន) ។ យើងបានអធិប្បាយបំភ្លឺបណ្តាព្រះសញ្ញា[និងព្រះឱង្ការ]សម្រាប់បណ្តាអ្នកដែល យល់ ។

وَهُوَ الَّذِي أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ نَبَاتَ كُلِّ شَيْءٍ فَأَخْرَجْنَا مِنْهُ خَضِرًا نُخْرِجُ مِنْهُ حَبًّا مُتَرَاكِبًا
وَمِنَ النَّخْلِ مِنْ طَلْعِهَا قِنْوَانٌ دَانِيَةٌ وَجَنَّاتٍ مِنْ أَعْنَابٍ وَالزَّيْتُونَ وَالرُّمَّانَ مُشْتَبِهًا وَغَيْرَ مُتَشَبِهٍ انظُرُوا إِلَى
آيَاتِنَا إِنَّ فِي ذَلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ ﴿١١﴾

៩៩. ព្រះអង្គជាអ្នកបញ្ជូនទឹកមកពីលើមេឃ ។ យើងធ្វើឲ្យកើតមានរុក្ខជាតិគ្រប់ប្រភេទដោយសារទឹក
នេះ យើងធ្វើឲ្យចេញមកពីវា (ពីរុក្ខជាតិឬពីទឹក) នូវមែកធាងពណ៌បៃតង យើងធ្វើឲ្យចេញមកពីវា (ពី
មែកធាងពណ៌បៃតងនោះឬពីទឹក) នូវគ្រាប់ពូជត្រៀបជាគូរ ចេញមកពីស្លែងដើមលម្អើមាននូវចង្កោម
ផ្លែលម្អើដែលធ្លាក់ស្រយាកទាប ។ [យើងបានធ្វើឲ្យកើតមាន]ឱឡានទំពាំងបាយជូរ ដើមស្រូវ និង
ដើមទទឹម ដូចគ្នាឬខុសគ្នា ។ ចូរពួកអ្នកមើលផ្លែវាចុះ ពេលវាផ្លែនិងពេលវាទុំ ។ អ្វីៗទាំងនេះមាននូវ
ព្រះសញ្ញាសម្រាប់បណ្តាអ្នកដែលមានសទ្ធា ។

وَجَعَلُوا لِلَّهِ شُرَكَاءَ الْجِنَّ وَخَلَقَهُمْ وَخَرَقُوا لَهُ وَبَيْنَ وَبَيْنَ بَغْيٍ عِلْمٍ سُبْحَانَهُ وَتَعَالَى عَمَّا يُصِفُونَ ﴿١٢﴾

១០០. ពួកគេ (គឺពួកបដិសេធសទ្ធា ពួកពហុទេពនិយម...) យកពួកហ្វ្រិនជាដៃគូរបស់អល់ឡោះហ្ន៎ ថ្វីបើ
[ពួកគេដឹងថា]អល់ឡោះហ្ន៎បានបង្កើតពួកវាមកក៏ដោយ ។ ពួកគេបានប្រឌិតឡើងដោយមិនពិតថាព្រះ
អង្គមានបុត្រានិងបុត្រីដោយពុំដឹងអ្វីឡើយ ។ ព្រះអង្គទ្រង់មហារុងរឿង ព្រះអង្គមហាឧត្តុង្គឧត្តមហួស
វិស័យលើសអ្វីដែលពួកគេសន្មតនោះ ។

بَدِيعِ السَّمَوَاتِ وَالْأَرْضِ أَنَّى يَكُونُ لَهُ وَلَدٌ وَلَمْ تَكُنْ لَهُ صَاحِبَةٌ وَخَلَقَ كُلَّ شَيْءٍ وَهُوَ بِكُلِّ شَيْءٍ عَلِيمٌ ﴿١٣﴾

១០១. [ព្រះអង្គជា]ព្រះអ្នកផ្តើមបង្កើតបណ្តាមេឃនិងដី! តើព្រះអង្គអាចមានបុត្របានដូចម្តេចបើព្រះ
អង្គពុំមានគូស្រករទេនោះ? ព្រះអង្គបានបង្កើតសព្វសារពើ ព្រះអង្គទ្រង់ញាណសព្វគ្រប់ ។

អធិប្បាយអាយ៉ាស់ ៩៧-១០១

1/101-97/6 مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنْ إسماعيل بن مَرَّازٍ، عَنْ يُونُسَ، عَنْ بَعْضِ أَصْحَابِنَا، عَنْ أَبِي
الْحُسَيْنِ (عَلَيْهِ السَّلَامُ)، قَالَ: «إِنَّ اللَّهَ خَلَقَ النَّبِيِّنَ عَلَى التُّبُوَّةِ، فَلَا يَكُونُونَ إِلَّا أَنْبِيَاءَ، وَ خَلَقَ الْمُؤْمِنِينَ عَلَى الْإِيمَانِ فَلَا يَكُونُونَ إِلَّا
مُؤْمِنِينَ، وَ أَعَارَ قَوْمًا إِيْمَانًا فَإِنْ شَاءَ تَمَّمَهُ هُمْ، وَ إِنْ شَاءَ سَلَبَهُمْ إِيْمَانَهُ -

6/97-101/1 [...] វាយការណ៍មកពី អាថ្នី អាល់-ហាសាន់ ^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "អល់ឡោះហ្ន៎ ^{عجل} បាន
បង្កើតព្រះសាស្តា ^{عليه السلام} មកជាមួយតំណែង ដូច្នោះព្រះអង្គ ^{عليه السلام} មិនទៅជាអ្វីផ្សេងពីសាស្តា ^{عليه السلام} ទេ ។
អល់ឡោះហ្ន៎ ^{عجل} បានបង្កើតអ្នកមានសទ្ធាជ្រះថ្លា (គឺមុមិន) មកជាមួយជំនឿជ្រះថ្លា (អ៊ីម៉ាន់) ដូច្នោះពួកគេ
មិនទៅជាអ្វីផ្សេងពីអ្នកមានសទ្ធាជ្រះថ្លាទេ ។ ព្រះអង្គ ^{عجل} បានដាក់ជំនឿធ្វើបណ្តោះអាសន្ននៅឯមនុស្ស
ដូច្នោះបើព្រះអង្គ ^{عجل} ចង់ ព្រះអង្គ ^{عجل} នឹងធ្វើឲ្យជំនឿនោះចប់នៅក្នុងខ្លួនពួកគេ[លុះដល់ស្លាប់] ។ បើព្រះអង្គ
^{عجل} ចង់ ព្រះអង្គ ^{عجل} នឹងយកជំនឿចេញពីក្នុងខ្លួនពួកគេ ។"

قال - وَ فِيهِمْ جَرَتْ ﴿فَمُسْتَقَرٌّ وَ مُسْتَوْدَعٌ﴾. وَ قَالَ لِي: «إِنَّ فُلَانًا كَانَ مُسْتَوْدَعًا فَلَمَّا كَذَبَ عَلَيْنَا سَلَبَهُ اللَّهُ إِيْمَانَهُ». (الرهان في
تفسير القرآن ١ - الجزء : ٢ صفحة : ٤٥٨ الحديث : ٩٩ / ٣٥٩٠ ، الكافي - الجزء : ٢ صفحة : ٤١٨ حديث : ٤)**

អ៊ីម៉ា صلوات الله عليه والسلام មានវចនៈថា៖ "គេបានចែងអំពីបុគ្គលទាំងនេះថា៖ [៦:៩៨] មានកន្លែងបិតថេរនិងកន្លែងបញ្ជី ។ ព្រះអង្គ صلوات الله عليه والسلام បានប្រាប់ខ្ញុំថា៖ "ជំនឿរបស់បុគ្គលនោះគ្រាន់តែជាបញ្ជីជាបណ្តោះអាសន្នទេ ។ ដូច្នេះពេលបុគ្គលនោះនិយាយមុសាអំពីយើង عليهم السلام អល់ឡោះហ្ន៎ وَجَدَّ ដកហូតជំនឿបុគ្គលនោះចេញ ។"

(الكافي 2 : 4 / 418)

*6/97-101/2 [...] រាយការណ៍មកពី មូហាំម៉ាដ្ឋ ប៊ិន មុស្លីម តមកពីអ៊ីម៉ាមួយអង្គ (អ៊ីម៉ាទី៥ ឬទី៦ عليهم السلام) ថាខ្ញុំបានឮព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "អល់ឡោះហ្ន៎ وَجَدَّ បង្កើតសត្វលោកមកដើម្បីជំនឿ (អ៊ីម៉ាន់) គ្មានទីបញ្ចប់ទេ ។ ព្រះអង្គ وَجَدَّ បង្កើតសត្វលោកមកដើម្បីអសទ្ធាឥតចប់ទេ ។ ព្រះអង្គ وَجَدَّ បង្កើតសត្វលោកចន្លោះទាំងពីរនេះ ព្រះអង្គ وَجَدَّ ដាក់ជំនឿ (អ៊ីម៉ាន់) ធ្វើនឹងពួកគេមួយចំនួន ។ បើព្រះអង្គ وَجَدَّ ចង់ឲ្យជំនឿនោះចប់ដោយបរិបូរនៅក្នុងខ្លួនពួកគេ ព្រះអង្គ وَجَدَّ នឹងធ្វើឲ្យចប់ដោយបរិបូរ (គឺមានជំនឿរហូតដល់ស្លាប់) បើព្រះអង្គ وَجَدَّ ចង់ដកជំនឿនោះចេញពីខ្លួនពួកគេ ព្រះអង្គ وَجَدَّ នឹងដកជំនឿនោះចេញពីពួកគេ ។ បុគ្គលនីមួយៗក្នុងបណ្តាពួកគេត្រូវតែឲ្យខ្លី[ជំនឿ] ។" (1 / 417 : 2) (الكافي)

6/97-101/3 អាល់-អ៊ុយ៉ាស្តី បានរាយការណ៍តមកពី អាហ្វិ បាស្ទៀរ ដែលបានរាយការណ៍តមកពី អាហ្វិ យ៉ាក្កុហ្វារ صلوات الله عليه والسلام ថាខ្ញុំបានសួរថា៖ "[មានន័យថាអ្វី] [៦:៩៨] ព្រះអង្គជាអ្នកបង្កើតពួកអ្នកចេញមកពីមនុស្សតែមួយ មានកន្លែងបិតថេរនិងកន្លែងបញ្ជី?" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "តើពួកអ្នកស្រុកលោកថាអ្វីអំពីរឿងនេះ?" ខ្ញុំបានទូលថា៖ "ពួកគេបានថា៖ "ការបិតថេរនៅក្នុងស្បូន និង កន្លែងបញ្ជីនៅក្នុងចង្កេះ ។"

فَقَالَ: «كَذَّبُوا، الْمُسْتَقَرُّ: مَا اسْتَقَرَّ الْإِيمَانُ فِي قَلْبِهِ فَلَا يُنْزَعُ مِنْهُ أَبَدًا، وَالْمُسْتَوْدَعُ: الَّذِي يُسْتَوْدَعُ الْإِيمَانَ زَمَانًا ثُمَّ يُسَلَبُهُ، وَقَدْ كَانَ الرَّبِيبُ مِنْهُمْ» (البرهان في تفسير القرآن ١ - الجزء ٢ : صفحة ٤٥٨ الحديث : ٣٥٩٢ / ٩٩ ، تفسير العياشي - الجزء ١ : صفحة : ٣٧١ الحديث : ٦٩)**

ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "ពួកគេកុហក ។ ការបិតថេរគឺការបិតថេររបស់ជំនឿ (អ៊ីម៉ាន់) នៅក្នុងចិត្ត ។ វានឹងមិនត្រូវយកចេញពីចិត្តនោះជាដាច់ខាត ។ រីឯកន្លែងបញ្ជីគឺ[បុគ្គល]ដែលគេដាក់ជំនឿនៅក្នុងខ្លួនមួយរយៈ ក្រោយមកគេដកជំនឿនោះចេញ ។ អាល់-ស្វ័បែរនៅក្នុងបណ្តាបុគ្គលទាំងនេះ ។"

(تفسير العياشي 1 : 69 / 371)

٤/١٠١-٩٧/٦ الشَّيْخُ فِي (التَّهْدِيبِ): بِإِسْنَادِهِ عَنْ مُحَمَّدِ بْنِ عَلِيٍّ بْنِ مُحَمَّدِ بْنِ حَبُوبٍ، عَنْ إِبْرَاهِيمَ بْنِ إِسْحَاقَ النَّهْأَوْنَدِيِّ، عَنْ أَبِي عَاصِمٍ

يُوسُفَ، عَنْ مُحَمَّدِ بْنِ سُلَيْمَانَ الدَّيْلَمِيِّ، قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فَقُلْتُ لَهُ: جُعِلْتُ فِدَاكَ، إِنَّ شَيْعَتَكَ تَقُولُ إِنَّ الْإِيمَانَ مُسْتَقَرٌّ وَ مُسْتَوْدَعٌ، فَعَلِمَنِي شَيْئاً إِذَا أَنَا قُلْتُهُ اسْتَكْمَلْتُ الْإِيمَانَ.

6/97-101/4 [...] មូហាំម៉ាដូ ប៊ិន សួរឡែម៉ាន អាល់-ដៃដូឡាមី បានថាខ្ញុំបានសួរ អាហ្វិ អាប់ខុលឡោះហ្គា

ថា: "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ ^{صلوات الله عليه والسلام} ។ ^{صلوات الله عليه والسلام} ស្តីអ្នកសុំព្រះអង្គ ^{صلوات الله عليه والسلام} បានថាជំនឿ

[៦:៩៨] មានកន្លែងបិតថេរនិងកន្លែងបញ្ជី ។ ដូច្នោះសូមព្រះអង្គ ^{صلوات الله عليه والسلام} ជួយបង្រៀនទូលបង្គំឲ្យចេះដឹងនូវ អ្វីដែលធ្វើឲ្យជំនឿទូលបង្គំបានពេញលេញបរិបូរផងពេលទូលបង្គំស្លាប់ ។"

قَالَ: «قُلْ فِي دُبُرِ كُلِّ صَلَاةٍ فَرِيضَةً:

អ៊ីម៉ា ^{صلوات الله عليه والسلام} មានវចនៈថា: "ចូរសូត្រនៅចុងគ្រប់ស្លឹកឡាតុហ្វារខ្លះៗ"

رَضِيْتُ بِاللَّهِ رَبًّا، وَ بِمُحَمَّدٍ نَبِيًّا، وَ بِالْإِسْلَامِ دِينًا. وَ بِالْقُرْآنِ كِتَابًا، وَ بِالْكَعْبَةِ قِبْلَةً، وَ بِعَلِيِّ وَ لَيْثَا وَ إِمَامًا. وَ بِالْحَسَنِ وَ الْحُسَيْنِ وَ الْأَئِمَّةِ (صَلَوَاتُ اللَّهِ عَلَيْهِمْ). اللَّهُمَّ إِنِّي رَضِيْتُ بِحِمِّ أُمَّتِكَ، فَارْضِنِي لَهُمْ إِنَّكَ عَلَى كُلِّ شَيْءٍ قَدِيرٌ. (الرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٤٦٠ الحديث : ٩٩ / ٣٦٠٠ ، التهذيب - الجزء : ٢ : صفحة : ١٠٩ الحديث : ٤١٢)**

"ខ្ញុំពេញចិត្តដែលមានអល់ឡោះហ្គា ^{صلوات الله عليه والسلام} ជាម្ចាស់ ^{صلوات الله عليه والسلام} មានមូហាំម៉ាដូ ^{صلوات الله عليه والسلام} ជាព្រះសាស្តា ^{صلوات الله عليه والسلام} មានអាល់-អ៊ីស្លាម ជាព្រះសាសនា មានគូរអានជាព្រះគម្ពីរ មានកាត់បាត់ជាតួបឡាតុ មានអាល់-ហ្វាសាន់ ^{صلوات الله عليه والسلام} អាល់-ហ្វាសាន់ ^{صلوات الله عليه والسلام} អាល់-ហ្វាសាន់ ^{صلوات الله عليه والسلام} និងបណ្តាអ៊ីម៉ា ^{صلوات الله عليه والسلام} ជាព្រះអាណាព្យាបាលនិងជាអ៊ីម៉ា ^{صلوات الله عليه والسلام} ។ អល់ឡោះហ្គា ^{صلوات الله عليه والسلام} អ៊ីយ ! ទូលព្រះបង្គំជាខ្ញុំពេញចិត្តដែលមានអល់ឡោះហ្គា ^{صلوات الله عليه والسلام} ជាអ៊ីម៉ា ^{صلوات الله عليه والسلام} ដូច្នោះសូមព្រះអង្គ ^{صلوات الله عليه والسلام} មេត្តាធ្វើឲ្យអល់ឡោះហ្គា ^{صلوات الله عليه والسلام} ពេញចិត្តទូលព្រះបង្គំជាខ្ញុំផងដែរ ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានអំណាចលើសព្វ សារពើ ។" (412 / 109 : 2 (التهذيب

*6/97-101/5 រាយការណ៍មកពី មូហាំម៉ាដូ ប៊ិន អាល់-ហ្វាដូដូល តមកពី អាហ្វិ អាល់-ហ្វាសាន់ ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអល់ឡោះហ្គា ^{صلوات الله عليه والسلام} [៦:៩៨] ព្រះអង្គជាអ្នកបង្កើតពួកអ្នកចេញមកពីមនុស្សតែមួយ មាន កន្លែងបិតថេរនិងកន្លែងបញ្ជី ថា: "អ្វីៗដែលជាជំនឿ (អ៊ីម៉ាន់) បិតថេរ ជំនឿនោះនឹងបិតថេរលុះដល់ ថ្ងៃជំនុំជម្រះ ឬ រហូត ។ អ្វីៗដែលជាបញ្ជី អល់ឡោះហ្គា ^{صلوات الله عليه والسلام} នឹងយកវាវិញមុនស្លាប់ ។" (تفسير العياشي 1 : 72 / 371)

*6/97-101/5 រាយការណ៍មកពី មូហាំម៉ាដូ ប៊ិន អាល់-ហ្វាដូដូល តមកពី អាហ្វិ អាល់-ហ្វាសាន់ ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអល់ឡោះហ្គា ^{صلوات الله عليه والسلام} [៦:៩៨] ព្រះអង្គជាអ្នកបង្កើតពួកអ្នកចេញមកពីមនុស្សតែមួយ មាន កន្លែងបិតថេរនិងកន្លែងបញ្ជី ថា: "អ្វីៗដែលជាជំនឿ (អ៊ីម៉ាន់) បិតថេរ ជំនឿនោះនឹងបិតថេរលុះដល់ ថ្ងៃជំនុំជម្រះ ឬ រហូត ។ អ្វីៗដែលជាបញ្ជី អល់ឡោះហ្គា ^{صلوات الله عليه والسلام} នឹងយកវាវិញមុនស្លាប់ ។" (تفسير العياشي 1 : 72 / 371)

*6/97-101/6 រាយការណ៍មកពី អាស្ថាម៉ាដូ ប៊ិន មូហ្គាម៉ាដូ ដែលបានថា អាហ្វិ អាល់-ហ្គាសាន់ صلوات الله عليه والسلام ទីពីរ បានឈប់នៅក្បែរពួក បាន ស្ទើរយប់ ព្រះអង្គ صلوات الله عليه والسلام បានហៅខ្ញុំដោយសម្លេងខ្លាំងថា៖ "អាស្ថាម៉ាដូអើយ!" ខ្ញុំបានទូលថា៖ "ទូលមកហើយ!" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "កាលវិស្វលុលឡោះហ្ន៎ صلوات الله عليه وآله បានចូលព្រះ ទិវង្គត មនុស្សព្យាយាមពន្លត់ព្រះពន្លឺរស្មីរបស់អល់ឡោះហ្ន៎ صلوات الله عليه وآله ។ តែអល់ឡោះហ្ន៎ صلوات الله عليه وآله មិនព្រមទេ ក្រៅពីនឹង ធ្វើឲ្យព្រះពន្លឺរស្មីរបស់ព្រះអង្គ صلوات الله عليه والسلام បានសម្រេចបរិបូរដោយអាមីរុល-មុមីនីន صلوات الله عليه والسلام ។ កាល អាហ្វិ អាល់- ហ្គាសាន់ صلوات الله عليه والسلام បានចូលព្រះទិវង្គត អ៊ុបនូ អាហ្វិ ហ្គាសាន់និងបក្សពួកព្យាយាមពន្លត់ព្រះពន្លឺរស្មីរបស់ អល់ឡោះហ្ន៎ صلوات الله عليه وآله ។ តែអល់ឡោះហ្ន៎ صلوات الله عليه وآله មិនព្រមទេ រៀនលែងនឹងធ្វើឲ្យព្រះពន្លឺរស្មីនោះបានសម្រេចបរិបូរ ។

وَ إِنَّ أَهْلَ الْحَقِّ إِذَا دَخَلَ فِيهِمْ دَاخِلٌ سُرُوبًا، وَ إِذَا خَرَجَ مِنْهُمْ خَارِجٌ لَمْ يَجْزِعُوا عَلَيْهِ، وَ ذَلِكَ أَنَّهُمْ عَلَىٰ يَقِينٍ مِنْ أَمْرِهِمْ،
 បណ្តាអ្នកនៅក្នុងសច្ចធម៌ពិតប្រាកដ ពេលមានអ្នកចូលមកក្នុងចំណោមពួកគេ ពួកគេរីករាយ ។ ពេល មានអ្នកចេញពីក្នុងចំណោមពួកគេ ពួកគេមិនបារម្ភទេ នេះព្រោះពួកគេជឿជាក់ស៊ប់ចិត្តចំពោះគោល ជំហរពួកគេ ។

وَ إِنَّ أَهْلَ الْبَاطِلِ إِذَا دَخَلَ فِيهِمْ دَاخِلٌ سُرُوبًا، وَ إِذَا خَرَجَ مِنْهُمْ خَارِجٌ جَرَعُوا عَلَيْهِ، وَ ذَلِكَ أَنَّهُمْ عَلَىٰ شَكٍّ مِنْ أَمْرِهِمْ، إِنَّ اللَّهَ يَقُولُ:
 ﴿فَمُسْتَقَرٌّ وَ مُسْتَوْدَعٌ﴾ -

បណ្តាអ្នកនៅក្នុងមិច្ឆាមគ្គ (ផ្លូវខុស) ពេលមានអ្នកចូលមកក្នុងចំណោមពួកគេ ពួកគេរីករាយ ។ ពេល មានអ្នកចេញពីក្នុងបណ្តាពួកគេ ពួកគេបារម្ភ នេះព្រោះពួកគេនៅក្នុងការសង្ស័យអំពីគោលជំហរពួក គេ ។ អល់ឡោះហ្ន៎ صلوات الله عليه وآله មានព្រះរាជបន្ទូលថា៖ [៦:៩៨] មានកន្លែងបិតថេរនិងកន្លែងបញ្ជី ។

قَالَ - ثُمَّ قَالَ أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): الْمُسْتَقَرُّ: الثَّابِتُ، وَ الْمُسْتَوْدَعُ: الْمَعَاذُ. (الرهان في تفسير القرآن ١ - الجزء ٢ : صفحة ٤٥٩ : الحديث : ٣٥٩٨ / ٩٩ ، تفسير العياشي - الجزء : ١ : صفحة : ٣٧٢ : الحديث : ٧٥)**

លោកបានថាបន្ទាប់មក អាហ្វិ អុប៊ុលឡោះហ្ន៎ صلوات الله عليه والسلام មានវចនៈថា៖ "កន្លែងបិតថេរគឺអ្នកមាំមួន កន្លែង បញ្ជីគឺអ្នកដែលគេឲ្យខ្ចី ។" (75/372 : 1) (تفسير العياشي)

ذَلِكُمْ اللَّهُ رَبُّكُمْ لَا إِلَهَ إِلَّا هُوَ خَلَقَ كُلَّ شَيْءٍ فَاعْبُدُوهُ وَهُوَ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ ﴿١٢﴾

១០២. នេះគឺអល់ឡោះហ្ន៎ ម្ចាស់ពួកអ្នក ។ ពុំមានព្រះទេក្រៅពីព្រះអង្គ អ្នកបង្កើតសព្វសារពើ ។ ដូច្នោះ ចូរពួកអ្នកធ្វើសក្ការៈព្រះអង្គ ។ ព្រះអង្គជាអ្នកទទួលខុសត្រូវលើសព្វសារពើ ។

لَا تُدْرِكُهُ الْأَبْصَارُ وَهُوَ يُدْرِكُ الْأَبْصَارَ وَهُوَ اللَّطِيفُ الْخَبِيرُ ﴿١٣﴾

១០៣. ចក្ខុវិញ្ញាណពុំអាចយល់ដឹងព្រះអង្គបានទេ តែព្រះអង្គទ្រង់ញាណយល់ចក្ខុវិញ្ញាណទាំងអស់ ។ ព្រះអង្គទ្រង់ព្រះសុខុមគម្ពីរភាព (គឺល្អិតល្អន់បំផុតដោយការឈ្លាសវៃ ដោយញាណប្រាជ្ញា) ព្រះអង្គ ទ្រង់ញាណឆ្លុះឆ្លាយ ។

قَدْ جَاءَكُمْ بَصَائِرٌ مِنْ رَبِّكُمْ فَمَنْ أَبْصَرَ فَلِنَفْسِهِ، وَ مَنْ عَمِيَ فَعَلَيْهَا وَمَا أَنَا عَلَيْكُمْ بِحَفِيظٍ ﴿١٤﴾

១០៤. [ម្ចាស់សាស្ត្រាអើយ! ចូរអ្នកប្រាប់មនុស្សទាំងពួងថា៖] "ការយល់ច្រាល្លឃ្លងបានមកដល់អស់

يَقُولُ: أَنَا رَأَيْتُهُ بِعَيْنِي، وَ أَحْطَتْ بِهِ عِلْمًا، وَ هُوَ عَلَى صُورَةِ الْبَشَرِ أَمَا تَسْتَحْشِرُونَ، مَا قَدَرْتَ الرَّيَادِقَةَ أَنْ تَرْمِيَهُ بِهَذَا، أَنْ يَكُونَ يَا أَبَتِي مِنْ عِنْدِ اللَّهِ بِشَيْءٍ ثُمَّ يَا أَبَتِي بِخِلَافِهِ مِنْ وَجْهِ آخَرَ».

អាហ៊ូ អាល់-ហ្គាសាន់ ^{صلوات الله عليه والسلام} មានវចនៈថា៖ "តើអ្នកណាបាននាំព្រះរាជសាររបស់អល់ឡោះហ្គ័រ ទៅឲ្យសត្វលោកពីរដែលមានទម្ងន់ គឺពួកយ៉ូននិងមនុស្សជាតិ ថា៖ [៦:១០៣] ចក្ខុវិញ្ញាណពុំអាចយល់ដឹងព្រះអង្គបានទេ [២០:១១០] ពួកគេមិនអាចយល់ព្រះអង្គដោយការចេះដឹងបានឡើយ ។ [៤២:១១] ពុំមានអ្វីដូចព្រះអង្គឡើយ? មិនមែនមូហាំម៉ាដ្ឋ ^{صلوات الله عليه وآله وسلم} ទេ?" អាហ៊ូ ក្លឹរ៉ាត្តិបានទូលថា៖ "មែន។" អាហ៊ូ អាល់-ហ្គាសាន់ ^{صلوات الله عليه والسلام} មានវចនៈថា៖ "សមហេតុសមផលទេដែលបុគ្គលនីមួយៗ ^{صلوات الله عليه وآله وسلم} មករកសត្វលោកទាំងអស់ប្រកាសប្រាប់សត្វលោកទាំងអស់នោះថាខ្លួន ^{صلوات الله عليه وآله وسلم} មកពីអល់ឡោះហ្គ័រ ហើយប្រកាសហៅសត្វលោកទាំងអស់នោះទៅរកអល់ឡោះហ្គ័រ តាមព្រះបញ្ជាព្រះអង្គថា [៦:១០៣] ចក្ខុវិញ្ញាណពុំអាចយល់ដឹងព្រះអង្គបានទេ [២០:១១០] ពួកគេមិនអាចយល់ព្រះអង្គដោយការចេះដឹងបានឡើយ ។ [៤២:១១] ពុំមានអ្វីដូចព្រះអង្គឡើយ រួចហើយបុគ្គល ^{صلوات الله عليه وآله وسلم} នោះដើរនិយាយថា៖ "ខ្ញុំបានឃើញព្រះអង្គ (គឺឃើញអល់ឡោះហ្គ័រ) ផ្ទាល់ភ្នែក ខ្ញុំ ^{صلوات الله عليه وآله وسلم} យល់ដឹងព្រះអង្គដោយការចេះដឹងរបស់ ^{صلوات الله عليه وآله وسلم} ព្រះអង្គមានរូបដូចមនុស្ស" ? អស់លោកមិនខ្មាស់គេទេ ? សូម្បីតែបណ្តាអ្នកមិនជឿព្រះក៏ពុំហ៊ាននិយាយបែបនេះដាក់ព្រះអង្គ ^{صلوات الله عليه وآله وسلم} ដែរ ថាព្រះអង្គ ^{صلوات الله عليه وآله وسلم} (គឺមូហាំម៉ាដ្ឋ ^{صلوات الله عليه وآله وسلم}) បាននាំអ្វីមួយមកពីអល់ឡោះហ្គ័រ រួចហើយបាននាំមកនូវអ្វីមួយដែលផ្ទុយពីនោះ ។"

قَالَ أَبُو قُرَّةَ: فَإِنَّهُ يَقُولُ: ﴿وَلَقَدْ رَأَاهُ نَزَلَةً أُخْرَى﴾؟ فَقَالَ أَبُو الْحَسَنِ (عليه السلام): «إِنَّ بَعْدَ هَذِهِ الْآيَةِ مَا يَدُلُّ عَلَى مَا رَأَى، حَيْثُ قَالَ: ﴿مَا كَذَبَ الْفُؤَادُ مَا رَأَى﴾ يَقُولُ: مَا كَذَبَ فُؤَادُ مُحَمَّدٍ مَا رَأَتْ عَيْنَاهُ، ثُمَّ أَحْبَرَ بِمَا رَأَى، فَقَالَ: ﴿لَقَدْ رَأَى مِنْ آيَاتِ رَبِّي الْكُبْرَى﴾، فَأَيَّاتُ اللَّهِ غَيْرُ اللَّهِ، ﴿وَقَدْ قَالَ اللَّهُ: وَ لَا يُحِيطُونَ بِهِ عِلْمًا﴾ فَإِذَا رَأَتْهُ الْأَبْصَارُ فَقَدْ أَحَاطَتْ بِهِ الْعِلْمُ، وَ وَقَعَتِ الْمَعْرِفَةُ».

អាហ៊ូ ក្លឹរ៉ាត្តិបានទូលថា៖ "តែអល់ឡោះហ្គ័រមានព្រះបន្ទូលថា៖ [៥៣:១៣] ពិតណាស់គេបានឃើញគេ [បានសេចក្តីថាឃើញអល់ឡោះហ្គ័រ] ពេលចុះមួយទៀត?" អាហ៊ូ អាល់-ហ្គាសាន់ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ក្រោយពីនោះអាយ៉ាស្កុនេស្តីអំពីអ្វីដែលព្រះអង្គ ^{صلوات الله عليه وآله وسلم} បានឃើញ ។ អល់ឡោះហ្គ័រមានព្រះបន្ទូលដំបូងថា៖ [៥៣:១១] ដួងចិត្តមិនបដិសេធអ្វីដែលវាបានឃើញនោះទេ ។ មានន័យថាចិត្តរបស់មូហាំម៉ាដ្ឋមិនប្រឆាំងគតាំងអ្វីដែលភ្នែកព្រះអង្គ ^{صلوات الله عليه وآله وسلم} បានឃើញនោះទេ ។ បន្ទាប់មកអល់ឡោះហ្គ័របានប្រាប់ឲ្យដឹងអំពីអ្វីដែលព្រះអង្គ ^{صلوات الله عليه وآله وسلم} បានឃើញថា៖ [៥៣:១៨] ពិតណាស់គេបានឃើញព្រះសញ្ញាធំបំផុតរបស់ព្រះម្ចាស់គេ ។ ពិតណាស់ព្រះសញ្ញារបស់អល់ឡោះហ្គ័រផ្សេងពីអល់ឡោះហ្គ័រ (មិនមែនអល់ឡោះហ្គ័រទេ) ។ អល់ឡោះហ្គ័រមានព្រះបន្ទូលថា៖ [២០:១១០] ពួកគេមិនអាចយល់ព្រះអង្គដោយការចេះដឹងបានឡើយ ។ បើភ្នែកអាចមើលឃើញអល់ឡោះហ្គ័របាន បានសេចក្តីថាអាចចាប់អល់ឡោះហ្គ័របានដោយការចេះដឹង ហើយនឹងអាចយល់ដឹងញាណបារីព្រះអង្គបាន ។

قَالَ أَبُو قُرَّةَ: فَتُكَذِّبُ بِالرَّوَايَاتِ؟ فَقَالَ أَبُو الْحَسَنِ (عليه السلام): «إِذَا كَانَتِ الرَّوَايَاتُ مُخَالِفَةً لِلْقُرْآنِ كَذَّبْنَاهَا، وَ مَا أَجْمَعَ الْمُسْلِمُونَ عَلَيْهِ أَنَّهُ لَا يُحَاطُ بِهِ عِلْمًا، وَ لَا تُدْرِكُهُ الْأَبْصَارُ، وَ لَيْسَ كَمِثْلِهِ شَيْءٌ».

អាហ៊ូ ក្លឹរ៉ាត្តិបានទូលថា៖ "ដូច្នេះព្រះអង្គ ^{صلوات الله عليه والسلام} បដិសេធសេចក្តីរាយការណ៍មែនទេ?" អាហ៊ូ អាល់-ហ្គាសាន់ ^{صلوات الله عليه والسلام} មានវចនៈថា៖ "បើសេចក្តីរាយការណ៍នោះផ្ទុយពីគូរអាន ខ្ញុំ ^{صلوات الله عليه والسلام} បដិសេធសេចក្តីរាយការណ៍នោះ ។ សេចក្តីរាយការណ៍នោះផ្ទុយពីមតិទូទៅរបស់មុស្លីមទាំងឡាយដែរដែលថាគេមិនអាចចាប់ (គឺឃើញ) អល់ឡោះហ្គ័រដោយការចេះដឹងបានទេ ភ្នែកមិនអាចយល់ដឹងព្រះអង្គទេ មិនមានអ្វី

ដូចព្រះអង្គ រៀន ១" (2 /95 :1) (الكافي) 20:109-112, 53:7-18

عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) فِي قَوْلِهِ تَعَالَى: ﴿لَا تُدْرِكُهُ الْأَبْصَارُ﴾. قَالَ: «إِحَاطَةُ الْوَهْمِ، أَلَا تَرَى إِلَى قَوْلِهِ: ﴿فَقَدْ جَاءَكُمْ بَصَائِرٌ مِنْ رَبِّكُمْ﴾ لَيْسَ يَعْني بَصَرَ الْعُيُونِ ﴿فَمَنْ أَبْصَرَ فَلِنَفْسِهِ﴾ لَيْسَ يَعْني مِنَ الْبَصَرِ بَعَيْنِهِ، ﴿وَمَنْ عَمِيَ فَعَلَيْهَا﴾ لَيْسَ يَعْني عَمَى الْعُيُونِ، إِنَّمَا عَنَى إِحَاطَةَ الْوَهْمِ، كَمَا يُقَالُ: فُلَانٌ بَصِيرٌ بِالْبَيْتِ، وَ فُلَانٌ بَصِيرٌ بِالذَّرَاهِمِ، وَ فُلَانٌ بَصِيرٌ بِاللِّيَابِ، اللَّهُ أَعْظَمُ مَنْ أَنْ يُرَى بِالْعَيْنِ». (الرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٦١ الحديث : ٩٩ / ٣٦٠٤ ، الكافي - الجزء : ١ صفحة : ٩٨ الحديث : ٩)**

6/102-107/2 [...] រាយការណ៍មកពី អាប់ខុលឡោះហ្គាំ ប៊ិន ស៊ីណានតមកពី អាហ្វិ អាប់ខុលឡោះហ្គាំ ដែលមានវចនៈអំពីព្រះបន្ទូលអស់ឡោះហ្គាំ រៀន [៦:១០៣] ចក្ខុវិញ្ញាណកម្មអាចយល់ដឹងព្រះអង្គបាន ទេ ថា៖ "ចាប់ (គឺមើលឃើញ) ដោយការស្មាន។ លោកមិនឃើញព្រះបន្ទូលអស់ឡោះហ្គាំទេគឺ៖ [៦:១០៤] ការយល់ថ្លាឈ្ងងបានមកដល់អស់លោកហើយពីម្ចាស់អស់លោក មិនមានន័យថាឃើញ [ព្រះអង្គ]ដោយភ្នែកទេ ។ ដូច្នេះអ្នកណាមួយឃើញ មិនមានន័យថាឃើញច្បាស់ដោយភ្នែកទេ អ្នក ណាមួយខ្វាក់ វាជាផលវិបត្តិសម្រាប់អ្នកនោះ មិនមានន័យថាខ្វាក់ភ្នែកនោះទេ តែមានន័យថាចាប់បាន ដោយការស្មាន ដូចគេថា៖ "អ្នកនេះមួយឈ្ងងគំនិតខាងកំណាព្យ ។ អ្នកនោះមួយឈ្ងងគំនិតខាង យល់ ។ អ្នកនោះមួយឈ្ងងគំនិតខាងប្រាក់ ។ អ្នកនោះមួយឈ្ងងគំនិតខាងសំលៀកបំពាក់ ។ អស់ឡោះហ្គាំទ្រង់មហាថ្កុំថ្កើងណាស់ លើសពីអាចមើលដោយភ្នែកទៅទៀត ។" (9 /98 :1) (الكافي)

وَلَا تَسْبُوا الَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ فَيَسْبُوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ كَذَلِكَ زَيْنًا لِكُلِّ أُمَّةٍ عَمَلُهُمْ ثُمَّ إِلَىٰ رَبِّهِمْ مَرْجِعُهُمْ فَيُنَبِّئُهُمْ بِمَا كَانُوا يَعْمَلُونَ ﴿١١٨﴾

១០៨. [ម្ចាស់អ្នកមានសទ្ធាអើយ!] ចូរពួកអ្នកកុំប្រមាថបណ្តាអ្នកដែលបូងសូងរូបបដិមា...] ផ្សេងពី អស់ឡោះហ្គាំ [ហើយក៏កុំប្រមាថបណ្តារូបបដិមារបស់ពួកគេដែរ] ព្រោះពួកគេនឹងប្រមាថអស់ឡោះហ្គាំ [តបតវិញ]ដោយសារកំហឹងដោយប្រាសចាកការចេះដឹង ។ យើងបានលំអទង្វើរបស់សហគមន៍ នីមួយៗឲ្យពួកគេដូច្នោះឯង ។ បន្ទាប់ពីនោះពួកគេនឹងវិលត្រឡប់ទៅឯម្ចាស់ពួកគេវិញ [ពួកគេនឹងត្រូវ ជំនុំជម្រះ] ។ ព្រះអង្គនឹងឲ្យពួកគេដឹងអំពីដែលពួកគេបានប្រព្រឹត្ត (គឺកាលពីនៅរស់) ។

وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِنْ جَاءَتْهُمْ آيَةٌ لَيُؤْمِنُنَّ بِهَا قُلْ إِنَّمَا الْآيَاتُ عِنْدَ اللَّهِ وَمَا يُشْعِرُكُمْ أَنَّهَا إِذَا جَاءَتْ لَا يُؤْمِنُونَ ﴿١١٩﴾

១០៩. ពួកគេ (គឺពួកពហុទេពនិយម...) ស្បថក្នុងព្រះនាមអស់ឡោះហ្គាំ ដោយសម្បថឧឡារិកថាបើ មានព្រះសញ្ញាណាមួយ[ប្រអព្វតហេតុ]មកដល់ពួកគេ (គឺបើអ្នកធ្វើឲ្យមានអព្វតហេតុឲ្យពួកគេឃើញ) ពួកគេនឹងជឿសព្វនោះ[ដោយឥតរូញរា] ។ ចូរអ្នក[ប្រាប់ពួកគេ]ថា៖ "បណ្តាព្រះសញ្ញា [អព្វតហេតុ...]នៅឯអស់ឡោះហ្គាំទេ (គឺស្រេចតែអស់ឡោះហ្គាំ) ។" តើពួកអ្នកនឹងដឹងបានដូចម្តេចថា ពេលព្រះសញ្ញានោះមកដល់ [ពួកគេនឹងជឿអស់ឡោះហ្គាំ? ទេ] ពួកគេនឹងមិនជឿទេ ។

وَنُقَلِّبُ أَفْعَدَّتَهُمْ وَأَبْصَرَهُمْ كَمَا لَمْ يُؤْمِنُوا بِهِ ۖ أَوَّلَ مَرَّةٍ وَنَدَرْتَهُمْ فِي طَعَيْنِهِمْ يَعْصَمُونَ ﴿١١٠﴾

១១០. យើងនឹងបង្វែរជួងចិត្តនិងចក្ខុពួកគេ [ដោយសារតែបាបនិងអំពើទុច្ចរិតរឹងរូសរបស់ពួកគេ ពួកគេនឹងមិនជឿទេ] ដូចដែលពួកគេពុំបានជឿកាលពីដំបូងនោះដែរ ។ យើងនឹងបណ្តោយឲ្យពួកគេវិលវល់ដោយងងឹតរឹងស៊ុងនៅក្នុងការប្រទូសបះបោរ ។

﴿وَلَوْ أَنَّا نَزَّلْنَا إِلَيْهِمُ الْمَلَكِيَّةَ وَلَكَّمْهُمُ الْمَوْتَىٰ وَحَشَرْنَا عَلَيْهِمْ كُلَّ شَيْءٍ فُبَلَّا مَا كَانُوا لِيُؤْمِنُوا إِلَّا أَن يَشَاءَ اللَّهُ وَلَٰكِنَّ أَكْثَرَهُمْ يَجْهَلُونَ﴾ ﴿١١١﴾

១១១. ទោះបីយើងបានបញ្ជូនបណ្តាទេវតាចុះមករកពួកគេ [ទោះបី]មនុស្សស្លាប់ហើយបាននិយាយរកពួកគេ [ទោះបី]យើងបានប្រមូលសព្វសារពើមកដាក់ពីមុខពួកគេក៏ដោយ ទាល់តែអស់ឡោះហ្មឺចង់[ឲ្យពួកគេជឿ]ទើបពួកគេជឿ ។ តែពួកគេភាគច្រើនជាជនខ្លៅ ។

អធិប្បាយអាយ៉ាស់ ១០៨-១១១

1/111-108/6 1/111-108/6 عَنْ أَبِي بَرَاهِمٍ، قَالَ: حَدَّثَنِي أَبِي، عَنْ مَسْعَدَةَ بْنِ صَدَقَةَ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: إِنَّهُ سُئِلَ عَنْ قَوْلِ النَّبِيِّ (عَلَيْهِ السَّلَامُ): «إِنَّ الشِّرْكََ أَخْفَىٰ مِنْ دَيْبِ النَّمْلِ عَلَىٰ صَفَاةٍ سُودَاءٍ فِي لَيْلَةٍ ظُلْمَاءٍ».

6/108-111/1 [...] កាលគេបានសួរ អាធិប្បាយ អាប់ខុលឡោះហ្មឺអំពីព្រះវចនៈរបស់ព្រះសាស្តា ^{صلوات الله عليه والسلام} អំពីព្រះវចនៈរបស់ព្រះសាស្តា ^{صلوات الله عليه والسلام} "អំពើផ្អូបផ្អំហ៊ុនហាយ (ស្រ្តីរិក - الشِّرْكُ) កំបាំង (គឺស៊ីជម្រៅ) ជាងស្រមោចវារលើលានខ្មៅក្នុងយប់ងងឹតទៅទៀត ។"

فَقَالَ: «كَانَ الْمُؤْمِنُونَ يَسْتَبُونَ مَا يَعْبُدُ الْمُشْرِكُونَ مِنْ دُونِ اللَّهِ، فَكَانَ الْمُشْرِكُونَ يَسْتَبُونَ مَا يَعْبُدُ الْمُؤْمِنُونَ، فَتَهَى اللَّهُ الْمُؤْمِنِينَ عَنْ سَبِّ آهْلِهِمْ لِكَيْ لَا يَسْبَ الْكُفَّارُ إِلَهَ الْمُؤْمِنِينَ، فَيَكُونُ الْمُؤْمِنُونَ قَدْ أَشْرَكُوا بِاللَّهِ تَعَالَىٰ مِنْ حَيْثُ لَا يَعْلَمُونَ، فَقَالَ: ﴿وَلَا تَسُبُّوا الَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ فَيَسُبُّوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ﴾». (البرهان في تفسير القرآن - الجزء ١ - الجزء ٢ : صفحة : ٤٦٧ الحديث : ٩٩ / ٣٦١٧ ، تفسير القمِّي - الجزء : ١ : صفحة : ٢١٣)**

ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ពួកអ្នកមានសទ្ធាតែងតែប្រមាថអ្វីដែលពួកពហុទេពនិយមធ្វើសក្ការៈផ្សេងពីអស់ឡោះហ្មឺ ។ ពួកពហុទេពនិយមតែងតែប្រមាថអ្វីដែលពួកអ្នកមានសទ្ធាធ្វើសក្ការៈ ។ ដូច្នោះអស់ឡោះហ្មឺ ^{رحمته} បានហាមពួកអ្នកមានសទ្ធា មិនឲ្យប្រមាថពួកព្រះរបស់អ្នកដទៃក្រែងលោពួកអសទ្ធាប្រមាថព្រះរបស់ពួកអ្នកមានសទ្ធា ។ ពុំនោះទេពួកអ្នកមានសទ្ធានឹងធ្លាក់ទៅក្នុងបទផ្អូបផ្អំហ៊ុនហាយដោយឥតនដឹងខ្លួន (ពោលគឺខ្លួនឯងស្រ្តីរិកដោយថាគេស្រ្តីរិក) ។ ដូច្នោះព្រះអង្គ ^{رحمته} មានព្រះរាជបន្ទូលថា៖ [៦:១០៨] ចូរពួកអ្នកកុំប្រមាថបណ្តាអ្នកដែលបូងសូងផ្សេងពីអស់ឡោះហ្មឺ ព្រោះពួកគេនឹងប្រមាថអស់ឡោះហ្មឺដោយសារកំហឹងដោយប្រាសចាកការចេះដឹង ។" (تفسير القمِّي 1 : 213)

٢/١١١-١٠٨/٦ ٢/١١١-١٠٨/٦ عَنْ عُمَرَ الطَّبَّاسِيِّ، عَنْ عُمَرَ الطَّبَّاسِيِّ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: سَأَلْتُهُ عَنْ قَوْلِ اللَّهِ: ﴿وَلَا تَسُبُّوا الَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ فَيَسُبُّوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ﴾. قَالَ: فَقَالَ: «يَا عُمَرُ، هَلْ رَأَيْتَ أَحَدًا يَسُبُّ اللَّهَ؟» قَالَ: فَقُلْتُ: جَعَلَنِي اللَّهُ فِدَاكَ، فَكَيْفَ؟ قَالَ: «مَنْ سَبَّ وَلِيَّ اللَّهِ فَقَدْ سَبَّ اللَّهَ». (البرهان في تفسير القرآن - الجزء ١ - الجزء ٢ : صفحة : ٤٦٧ الحديث : ٩٩ / ٣٦١٩ ، تفسير العياشي - الجزء : ١ : صفحة : ٣٧٣ الحديث : ٨٠)**

6/108-111/2 អាល់-អ៊ុយ៉ាស៊ី បានរាយការណ៍តមកពី អ៊ុយ៉ា អាល់-ត្រីយ៉ាលីស៊ី តមកពី អាហ្វិ
 អាប់ខុលឡោះហ្គ័រ صلوات الله عليه والسلم ថាខ្ញុំបានសួរព្រះអង្គ صلوات الله عليه والسلم អំពីព្រះបន្ទូលអស់ឡោះហ្គ័រ وعد [៦:១០៨] ចូរពួកអ្នកកុំ
 ប្រមាថបណ្តាអ្នកដែលប្តឹងស្វែងរកពីអស់ឡោះហ្គ័រ ព្រោះពួកគេនឹងប្រមាថអស់ឡោះហ្គ័រដោយសារ
 កំហឹងដោយប្រាសចាកការចេះដឹង ។ អ៊ុយ៉ា صلوات الله عليه والسلم មានវចនៈថា៖ "អ៊ុយ៉ាអីយ! តើលោកដែលបានឃើញ
 អ្នកណាមួយប្រមាថអស់ឡោះហ្គ័រ وعد ទេ?" ខ្ញុំបានទូលថា៖ "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ
صلوات الله عليه والسلم ! តើមានន័យថាអ្វី?" ព្រះអង្គ صلوات الله عليه والسلم មានវចនៈថា៖ "បុគ្គលណាប្រមាថព្រះអភិបាល (វ៉ាលី) របស់
 អស់ឡោះហ្គ័រ وعد (គឺអ៊ុយ៉ា صلوات الله عليه والسلم) បុគ្គលនោះប្រមាថអស់ឡោះហ្គ័រ وعد ។" (80 / 373 : 1 (تفسير العياشي

١٠٨/٦-٣/١١١ وَ قَالَ عَلِيُّ بْنُ إِبْرَاهِيمَ: حَدَّثَنِي مُحَمَّدُ بْنُ عَلِيٍّ بْنِ بِلَالٍ، عَنْ يُونُسَ، قَالَ: اخْتَلَفَ يُونُسُ وَ هِشَامُ بْنُ إِبْرَاهِيمَ فِي
 الْعَالَمِ الَّذِي آتَاهُ مُوسَى (عَلَيْهِ السَّلَامُ) أَيُّهُمَا كَانَ أَعْلَمَ؟ وَ هَلْ يَجُوزُ أَنْ يَكُونَ عَلَى مُوسَى (عَلَيْهِ السَّلَامُ) حُجَّةٌ فِي وَقْتِهِ وَ هُوَ حُجَّةُ اللَّهِ
 عَلَى خَلْفِهِ؟ قَالَ قَاسِمُ الصَّيْقَلِيُّ: فَكْتَبُوا ذَلِكَ إِلَى أَبِي الْحَسَنِ الرِّضَا (عَلَيْهِ السَّلَامُ) يَسْأَلُونَهُ عَنْ ذَلِكَ، فَكَتَبَ فِي الْجَوَابِ: «أَتَى مُوسَى
 (عَلَيْهِ السَّلَامُ) الْعَالَمَ فَأَصَابَهُ وَ هُوَ فِي جَزِيرَةٍ مِنْ جَزَائِرِ الْبَحْرِ إِمَّا جَالِسًا وَ إِمَّا مُتَّكِمًا، ... قَالَ: مَنْ أَنْتَ؟ قَالَ: أَنَا مُوسَى بْنُ عِمْرَانَ.
 قَالَ: أَنْتَ مُوسَى بْنُ عِمْرَانَ الَّذِي كَلَّمَهُ اللَّهُ تَكْلِيمًا؟ قَالَ: نَعَمْ. قَالَ: فَمَا حَاجَتُكَ؟ قَالَ: جِئْتُ لِتُعَلِّمَنِي مِمَّا عَلَّمْتَ رُشْدًا. قَالَ: إِنِّي
 وَكَلْتُ بِأَمْرٍ لَا تُطِئُهُ، وَ وَكَلْتُ أَنْتَ بِأَمْرٍ لَا أُطِئُهُ.

6/108-111/3 អុលី ប៊ិន អ៊ុយ៉ាហ្គ័របានថ្លែងថា មូហាំម៉ាដ្ច ប៊ិន អុលី ប៊ិន ប៊ីឡាល់បានតំណាលពី
 យូនុសដែលបានតំណាលថា៖ "យូនុសនិងហ្គ័រហ្គ័រ ប៊ិន អ៊ុយ៉ាហ្គ័របានជជែកគ្នាអំពីអ្នកចេះដឹងដែល
 មូសា ﷺ បានទៅជួប តើទាំងពីរនាក់នេះ អ្នកណាចេះដឹងជាងគេ? តើរឿងនេះអាចកើតឡើងដល់
 មូសា ﷺ បានដែរឬក្នុងសម័យកាលព្រះអង្គ ﷺ ព្រោះព្រះអង្គ ﷺ ជាព្រះអាជ្ញាធររបស់អស់ឡោះហ្គ័រ وعد
 លើសត្វលោកទាំងឡាយរបស់អស់ឡោះហ្គ័រ وعد?" ក្តីស៊ីម អាល់-ស្វយ័កូលបានថា៖ "យើងនឹងសរសេរ
 សំបុត្រទៅសួរ អាហ្វិ អាល់-ហាសាន់ អាល់-រីដ្ច صلوات الله عليه والسلم អំពីរឿងនេះ ។" ព្រះអង្គ صلوات الله عليه والسلم បានសរសេរសំបុត្រ
 តបមកវិញថា៖ "មូសា ﷺ បានទៅជួបអ្នកចេះដឹងម្នាក់ដែលនៅលើកោះមួយកណ្តាលទន្លេ ។ បុរស
 នោះសួរថា៖ "តើលោក ﷺ ជាអ្នកណា?" ព្រះអង្គ ﷺ បានតបថា៖ "មូសា ﷺ ប៊ិន អ៊ុយ៉ាហ្គ័រ ﷺ ។"
 បុរសនោះបានសួរ ថា៖ "លោក ﷺ គឺមូសា ﷺ ប៊ិន អ៊ុយ៉ាហ្គ័រ ﷺ ដែលអស់ឡោះហ្គ័រ وعد មានព្រះបន្ទូលរក
 ដោយព្រះបន្ទូលនោះឬ?" ព្រះអង្គ ﷺ បានតបថា៖ "ត្រូវហើយ ។" បុរសនោះបានសួរថា៖ "ព្រះអង្គ
ﷺ មានការអ្វី?" មូសា ﷺ បានថា៖ "ខ្ញុំ ﷺ មករកលោក សូមឲ្យលោកជួយបង្រៀនខ្ញុំនូវចំណេះវិជ្ជា
 ត្រង់ត្រូវដែលគេបានបង្រៀនលោកនោះ" បុរសនោះបានថា៖ "ទូលបង្គំយល់ព្រមដោយមានលក្ខខណ្ឌ
 មួយដែលព្រះអង្គ ﷺ មិនអាចអត់ទ្រាំបាន ហើយព្រះអង្គ ﷺ ក៏យល់ព្រមដោយមានលក្ខខណ្ឌមួយ
 ដែលទូលបង្គំមិនអាចអត់ទ្រាំបាន ។"

ثُمَّ حَدَّثَهُ الْعَالَمُ بِمَا يُصِيبُ آلَ مُحَمَّدٍ (عَلَيْهِمُ السَّلَامُ) مِنَ الْبَلَاءِ وَ كَيْدِ الْأَعْدَاءِ حَتَّى اسْتَدَّ بُكَاءُهُمَا، ثُمَّ حَدَّثَهُ عَنْ فَضْلِ آلِ مُحَمَّدٍ (عَلَيْهِمُ
 السَّلَامُ) حَتَّى جَعَلَ مُوسَى (عَلَيْهِ السَّلَامُ) يَقُولُ: يَا لَيْتَنِي كُنْتُ مِنْ آلِ مُحَمَّدٍ، وَ حَتَّى ذَكَرَ فَلَانًا وَ فُلَانًا وَ فُلَانًا، وَ مَبَعَثَ رَسُولَ اللَّهِ
 (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) إِلَى قَوْمِهِ، وَ مَا يَلْقَى مِنْهُمْ وَ مِنْ تَكْذِيبِهِمْ إِيَّاهُ، وَ ذَكَرَ لَهُ تَأْوِيلَ هَذِهِ الْآيَةِ: ﴿وَ نَقَلْتُ أَعْيُنَهُمْ وَ أَبْصَارَهُمْ
 كَمَا لَمْ يُؤْمِنُوا بِهِ أَوْلَ مَرَّةٍ﴾ حِينَ أَخَذَ عَلَيْهِمُ الْمِيثَاقَ (عَلَيْهِ السَّلَامُ) [...] (البرهان في تفسير القرآن ١ - الجزء : ٣ صفحة : ٦٤٨
 الحديث : ٦٧١٠ / ٩٩ ، تفسير القمّي - الجزء : ٢ صفحة : ٣٨)**

ញាណី (គឺបុរសអ្នកចេះដឹង) បានតំណាលឲ្យមូសា ﷺ ដឹងនូវទុក្ខវេទនាដែលរាជបុត្ររាជនគ្នា عليهم السلام របស់

មូហាំម៉ាដ្ឋ صلوات الله عليه وآله وسلم នឹងទទួលរង ឲ្យដឹងអំពីផែនការក្បត់របស់ពួកសត្រូវរបស់ព្រះអង្គ صلوات الله عليه وآله وسلم បណ្តាលឲ្យសម្រែក អ្នកទាំងពីរ صلوات الله عليهم យំខ្លាំង ។ បន្ទាប់មកញាណីបានតំណាលប្រាប់មូសា عليه السلام អំពីគុណសម្បត្តិរបស់រាជបុត្រ រាជនគ្នា عليهم របស់មូហាំម៉ាដ្ឋ صلوات الله عليه وآله وسلم មូសា عليه السلام បានថា: "ឱកម្មខ្ញុំ عليه السلام ប្រសិនបើខ្ញុំ عليه السلام ជារាជបុត្ររាជនគ្នា عليهم របស់មូហាំម៉ាដ្ឋ صلوات الله عليه وآله وسلم" រហូតដល់ញាណីបានថ្លែងអំពីបុគ្គលនោះមួយ បុគ្គលនោះមួយ និងបុគ្គល នោះមួយ និងការចាត់បញ្ជូនព្រះសាស្តា صلوات الله عليه وآله وسلم ទៅរកប្រជារាស្ត្រព្រះអង្គ صلوات الله عليه وآله وسلم ឲ្យមូសា عليه السلام ដឹងថាព្រះ សាស្តា صلوات الله عليه وآله وسلم បានប្រឈមនឹងពួកមនុស្សនោះដូចម្តេចខ្លះ ពួកមនុស្សទាំងនោះប្រកែកតតាំងព្រះអង្គ صلوات الله عليه وآله وسلم ដូចម្តេចខ្លះ ហើយបានប្រាប់ឲ្យមូសា عليه السلام ដឹងនូវសេចក្តីអធិប្បាយអាយ៉ាស្កុនេ: [៦:១១០] យើងនឹង បង្វែរដួងចិត្តនិងចក្ខុពួកគេ ដូចដែលពួកគេពុំបានជឿកាលពីដំបូងនោះដែរ ត្រង់នេះអល់ឡោះហ្វ្លាបាន ទទួលកិច្ចព្រមព្រៀងពីពួកគេ ។ (تفسير القمي) 18:54-82 (2: 38)

٤/١١١-١٠٨/٦ مُحَمَّدُ بْنُ يَعْقُوبَ: عَنِ الْحُسَيْنِ بْنِ مُحَمَّدٍ، عَنْ عَلِيِّ بْنِ مُحَمَّدِ بْنِ سَعْدٍ، عَنْ مُحَمَّدِ بْنِ مُسْلِمٍ، عَنْ إِسْحَاقَ بْنِ مُوسَى، قَالَ: حَدَّثَنِي أَخِي وَ عَمِّي، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «ثَلَاثَةٌ يَجَالِسْنَ بِمَقْعَدِهَا اللَّهَ وَ يُرْسِلُ نِقْمَتَهُ عَلَى أَهْلِهَا فَلَا تُفَاعِدُوهُمْ وَ لَا يَجَالِسُوهُمْ: جَلِيسًا فِيهِ مَنْ يَصِفُ لِسَانَهُ كَذِبًا فِي فِتْنَاهُ، وَ جَلِيسًا ذَكَرَ أَعْدَائِنَا فِيهِ جَدِيدًا وَ ذَكَرْنَا فِيهِ رَثًّا، وَ جَلِيسًا فِيهِ مَنْ يَصُدُّ عَنَّا وَ أَنْتَ تَعَلَّمُ».

6/108-111/4 [...] រាយការណ៍មកពី អាហ្វិ អាប់ខុលឡោះហ្វ្លា صلوات الله عليه وآله وسلم ដែលមានវចនៈថា: "មានអង្គប្រជុំបី ប្រភេទដែលអល់ឡោះហ្វ្លា صلوات الله عليه وآله وسلم ស្តាប់ ព្រះអង្គ صلوات الله عليه وآله وسلم ទូទាត់អ្នកចូលរួមក្នុងអង្គប្រជុំនោះ: ដូច្នោះលោកមិនត្រូវ អង្គុយក្នុងអង្គប្រជុំនោះទេ មិនត្រូវចូលរួមជាមួយពួកគេទេ ។ អង្គប្រជុំទាំងបីប្រភេទនោះគឺ: អង្គប្រជុំ ដែលមានការនិយាយមុសាអំពីព្រះសច្ចធម៌ (គឺរឿងសាសនា), អង្គប្រជុំដែលមានការថ្លែងសសើរសត្រូវ យើង صلوات الله عليه وآله وسلم ថ្លែងសម្តែងបង្ហាប់តម្លៃយើង صلوات الله عليه وآله وسلم, អង្គប្រជុំដែលគេសាងឧបសគ្គប្រឆាំងយើង صلوات الله عليه وآله وسلم ដែលលោក ដឹង ។"

قَالَ: ثُمَّ تَلَا أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) ثَلَاثَ آيَاتٍ مِنْ كِتَابِ اللَّهِ كَمَا كُنَّ فِي فِيهِ - أَوْ قَالَ فِي كَفِّهِ -: ﴿وَ لَا تَسْبُوا الَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ فَيَسْبُوا اللَّهَ عَدَاوًا بَغَيْرِ عِلْمٍ * وَ إِذَا رَأَيْتَ الَّذِينَ يَخُوضُونَ فِي آيَاتِنَا فَأَعْرِضْ عَنْهُمْ حَتَّى يَخُوضُوا فِي حَدِيثٍ غَيْرِهِ * وَ لَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَذَا حَلَالٌ وَ هَذَا حَرَامٌ لَتَفْتُرُوا عَلَى اللَّهِ الْكَذِبَ﴾. (البرهان في تفسير القرآن - الجزء ١ - الصفحة : ٢٦٧ الحديث : ٩٩ / ٣٦١٨ ، الكافي - الجزء : ٢ : صفحة : ٣٧٨ الحديث : ١٢)**

លោក (គឺអ្នកអធិប្បាយ) បានថា: "បន្ទាប់មកអាហ្វិ អាប់ខុលឡោះហ្វ្លា صلوات الله عليه وآله وسلم បានសូត្របីអាយ៉ាស្កុនេ: គម្ពីរ អល់ឡោះហ្វ្លា صلوات الله عليه وآله وسلم ហាក់ដូចជាអាយ៉ាស្កុនេទាំងបីនេះនៅលើបាតដៃព្រះអង្គ صلوات الله عليه وآله وسلم ថា: [៦:១០៨] ចូរពួកអ្នកកុំ ប្រមាថបណ្តាអ្នកដែលបូងស្លូងផ្សេងពីអល់ឡោះហ្វ្លា ព្រោះពួកគេនឹងប្រមាថអល់ឡោះហ្វ្លា [តបតវិញ] ដោយសារកំហឹងដោយប្រាសចាកការចេះដឹង ។ [៦:៦៨] ពេលអ្នកឃើញពួកគេដែលនិយាយឥតខ្លឹម សារអំពីបណ្តាព្រះសញ្ញាយើង ចូរអ្នកគេចចេញពីពួកគេ លុះត្រាតែពួកគេនិយាយរឿងផ្សេង ។ [១៦:១១៦] ចូរពួកអ្នកកុំនិយាយតាមមុសាវាទដែលអណ្តាតពួកអ្នកពោលនោះឡើយថា: "នេះគ្រឹមត្រូវ តាមច្បាប់ នេះត្រូវច្បាប់ហាម" ក្នុងបំណងប្រឌិតមុសាវាទទម្លាក់លើអល់ឡោះហ្វ្លា ។" (الكافي 2 : 378 | 12)

٥/١١١-١٠٨/٦ وَ قَالَ عَلِيٌّ بْنُ إِبْرَاهِيمَ: فِي رِوَايَةِ أَبِي الْجَارُودِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ: ﴿وَ نَقَلْتُ أُنْقَدَتْهُمْ وَ أَبْصَارُهُمْ﴾ يَقُولُ: «نُنَكِّسُ قُلُوبَهُمْ فَيَكُونُ أَسْفَلُ قُلُوبِهِمْ أَعْلَاهَا، وَ نُعْمِي أَبْصَارَهُمْ فَلَا يُبْصِرُونَ الْهُدَى».

6/108-111/5 អាណី ប៊ិន អ៊ីប៊ីហ្វ្លា បានតរាយការណ៍មកពី អាហ្វិ អាស់-យ៉ាវូដូ ដែលបានរាយការណ៍

តមកពី អាហ្វិ យ៉ាត្រាហ្វា صلوات الله عليه អំពីព្រះបន្ទូលអស់ឡោះហ្វា عجل [៦:១១០] យើងនឹងបង្វែរដូងចិត្តនិងចក្ខុពួកគេ ថា៖ "យើងផ្តាច់ចិត្តពួកគេ បាតចិត្តពួកគេនឹងទៅជាខាងលើនៃចិត្តពួកគេ ។ យើងនឹងធ្វើឲ្យចក្ខុវិស័យពួកគេខ្វាក់ ដូច្នេះពួកគេមើលមិនឃើញមគ្គុទេសក៍ដឹកនាំទេ ។"

و قَالَ عَلِيُّ بْنُ أَبِي طَالِبٍ (عَلَيْهِ السَّلَامُ): إِنَّ أَوَّلَ مَا تَعْلَمُونَ عَلَيْهِ مِنَ الْجِهَادِ: الْجِهَادُ بِأَيْدِيكُمْ، ثُمَّ الْجِهَادُ بِالسِّنِّكُمْ، ثُمَّ الْجِهَادُ بِقُلُوبِكُمْ، فَمَنْ لَمْ يَعْرِفْ قَلْبَهُ مَعْرُوفًا وَ لَمْ يَنْكُرْ مُنْكَرًا نَكِسَ قَلْبُهُ فَجَعَلَ أَسْفَلَهُ أَعْلَاهُ، فَلَا يَقْبَلُ خَيْرًا أَبَدًا. ﴿كَمَا لَمْ يُؤْمِنُوا بِهِ أَوْلَىٰ مَرَّةً﴾ يَعْنِي فِي الدَّرِّ وَ الْمِيثَاقِ ﴿وَ نَذَرُهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ﴾ أَي يَضِلُّونَ» (الرهان في تفسير القرآن - الجزء ١ - الجزء ٢ : صفحة : ٤٦٨ الحديث : ٩٩/٣٦٢١ ، تفسير القمِّي - الجزء : ١ : صفحة : ٢١٣)**

អាហ្វិ صلوات الله عليه ប៊ីន អាហ្វិ គ្នីលិប عليه السلام មានវចនៈថា៖ "ឃ្លីហ្វាដូដំបូងបង្អស់ដែលត្រូវឈ្នះនោះគឺឃ្លីហ្វាដូដោយដៃអស់លោក បន្ទាប់មកគឺឃ្លីហ្វាដូដោយអណ្តាតអស់លោក បន្ទាប់មកគឺឃ្លីហ្វាដូដោយបេះដូង (ចិត្ត) អស់លោក ។ បុគ្គលណាដែលបេះដូងមិនស្គាល់អ្វីដែលល្អទេ ដែលមិនបដិសេធប្រការអាក្រក់ទេ បេះដូង (ចិត្ត) អ្នកនោះត្រូវផ្តាច់ បាតបេះដូងនោះទៅជាប៉ែកខាងលើរបស់បេះដូងនោះ អ្នកនោះនឹងមិនព្រមទទួលយកសេចក្តីល្អជាដាច់ខាត [៦:១១០] ដូចដែលពួកគេពុំបានជឿកាលពីដំបូងនោះដែរ មានន័យថាកាលពួកគេនៅជាចុណ្ណភាគ (គឺជាកម្ទេចតូចៗ) នៅឡើយ កាលគេឲ្យពួកគេធ្វើកិច្ចសន្យា យើងនឹងបណ្តោយឲ្យពួកគេវិលវល់ដោយងងឹតវិងស្ងួតនៅក្នុងការប្រទូសបៈបោរ ។" (تفسير القمِّي 1 : 213)

وَكَذَلِكَ جَعَلْنَا لِكُلِّ نَبِيٍّ عَدُوًّا شَيْطِينِ الْإِنْسِ وَالْجِنِّ يُوحِي بَعْضُهُمْ إِلَىٰ بَعْضٍ زُخْرُفَ الْقَوْلِ غُرُورًا وَلَوْ شَاءَ رَبُّكَ مَا فَعَلُوهُ فَذَرْهُمْ وَمَا يَفْتَرُونَ ﴿١١٠﴾

១១២. យើងបានធ្វើឲ្យរាល់សាស្តាមានសត្រូវដូច្នោះឯង ពួកស្តែត្តនក្នុងចំណោមមនុស្ស (គឺមនុស្សសាហាវយង់ឃ្នង) និងពួកយ្យិនខ្លះដែលបញ្ជូនគ្នាទៅវិញទៅមកដោយសម្តីតាក់តែងបោកបញ្ឆោត ។ បើម្ចាស់អ្នកមានព្រះបំណង ពួកគេនឹងមិនធ្វើដូច្នោះទេ ។ ចូរអ្នកបណ្តោយពួកគេនិងអ្វីដែលពួកគេប្រឌិតកាឡែនោះ ។

وَلَتَصَعَّىٰ إِلَيْهِ أَفْعَادُهُ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَلَيَرِضُوهُ وَلَيَقْتَرِفُوا مَا هُمْ مُّقْتَرِفُونَ ﴿١١٣﴾

១១៣. ដើម្បីនឹងឲ្យដូងចិត្តរបស់ពួកដែលមិនជឿលោកមុខទេនោះទេរទៅរកវា (គឺពាក្យពេចន៍បោកបញ្ឆោតនិងមូលបង្កាច់) ដើម្បីនឹងឲ្យពួកគេស្រឡាញ់បំប្លែងនោះនិងដើម្បីនឹងឲ្យពួកគេបានអ្វីដែលពួកគេនឹងទទួលបាន (ផលអាក្រក់) ។

أَفْغَيْرَ اللَّهِ أَبْتَغِي حَكَمًا وَهُوَ الَّذِي أَنْزَلَ إِلَيْكُمُ الْكِتَابَ مُفَصَّلًا وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْلَمُونَ أَنَّهُ مُنَزَّلٌ مِّن رَّبِّكَ بِالْحَقِّ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ ﴿١١٤﴾

១១៤. [ម្ចាស់សាស្តា! ចូរអ្នកថា៖] "ខ្ញុំគប្បីស្វែងរកអាជ្ញាកណ្តាលក្រៅពីអស់ឡោះហ្វា ឬ ថ្វីបើព្រះអង្គបានបើកឲ្យអស់លោកដឹងព្រះគម្ពីរអធិប្បាយអស់សេចក្តីហើយនោះ?" បណ្តាអ្នក[ស្មោះ]ដែលយើងបានប្រទានគម្ពីរឲ្យនោះដឹងច្បាស់ថាគម្ពីរនោះ (គឺគម្ពីរអាស) ត្រូវបើកឲ្យដឹងមកពីម្ចាស់អ្នកក្នុងនាមនៃការពិត ។ ដូច្នេះចូរអ្នកកុំទៅជាជនសង្ស័យម្នាក់ឡើយ ។

អធិប្បាយអាយ៉ាស្ត ១១២-១១៤

1/112-114/1 أَحْبَبْنَا الشَّيْخَ أَبُو الْبَقَاءِ إِبْرَاهِيمَ بْنَ الْحُسَيْنِ بْنِ إِبْرَاهِيمَ الْبَصْرِيُّ بِقِرَائَتِي عَلَيْهِ فِي الْمُحَرَّمِ سَنَةَ سِتِّ عَشْرَةَ وَ خَمْسِمِائَةٍ بِمَشْهَدِ مَوْلَانَا أَمِيرِ الْمُؤْمِنِينَ عَلِيِّ بْنِ أَبِي طَالِبٍ ع قَالَ: حَدَّثَنَا أَبُو طَالِبٍ مُحَمَّدُ بْنُ الْحُسَيْنِ قَالَ: حَدَّثَنَا أَبُو الْحُسَيْنِ مُحَمَّدُ بْنُ أَحْمَدَ قَالَ: أَحْبَبْنَا مُحَمَّدُ بْنُ وَهْبَانَ الدُّبَيْلِيُّ قَالَ: حَدَّثَنَا عَلِيُّ بْنُ أَحْمَدَ بْنِ كَثِيرٍ الْعَسْكَرِيُّ قَالَ: حَدَّثَنِي أَحْمَدُ بْنُ الْمُفْضَلِ أَبُو سَلَمَةَ الْأَصْفَهَائِيُّ قَالَ: أَحْبَبَنِي رَاشِدُ بْنُ عَلِيٍّ بْنِ وَائِلِ الْقُرَشِيِّ قَالَ: حَدَّثَنِي عَبْدُ اللَّهِ بْنُ حَفْصِ الْمَدَنِيِّ قَالَ: أَحْبَبَنِي مُحَمَّدُ بْنُ إِسْحَاقَ عَنْ سَعِيدِ بْنِ زَيْدِ بْنِ أَرْطَاةَ قَالَ:

6/112-114/1 ស្តែខ័ អាច្ចិ អាល-បាតូក្ក អ៊ីបរហ្គ៊ឹម ប៊ិន អាល-ហ្វាសែន ប៊ិន អ៊ីបរហ្គ៊ឹម អាល-បាស្តរី បាន ប្រាប់យើងតាមរយៈការអានសាត្រាក្នុងខែមហារាម ឆ្នាំប្រាំរយដប់ប្រាំមួយនៅឯទីតាំងព្រះអគ្គមហា ប្រមុខ ^{صلوات الله عليه والسلام} យើង អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} អាឡី ^{صلوات الله عليه والسلام} ប៊ិន អាច្ចិ គ្លីលីប ^{صلوات الله عليه والسلام} តមកពី អាច្ចិ គ្លីលីប មូហាំម៉ាដ្ឋ ប៊ិន អាល-ហ្វាសាន់ ប៊ិន អុត្តបាស្ត តមកពី អាច្ចិ អាល-ហ្វាសាន់ មូហាំម៉ាដ្ឋ ប៊ិន អាល-ហ្វាសែន ប៊ិន អាល-ហ្វាសាន់ តមកពី មូហាំម៉ាដ្ឋ ប៊ិន វ៉ាស្តបាន អាល-ខូបែលី តមកពី អាឡី ប៊ិន អាល-ហ្វាសាន់ ប៊ិន កាស្ត្រា អាល-អុសការី តមកពី អាល-ហ្វាសាន់ ប៊ិន អាល-មូហ្វាដ្ឋដ្ឋល អាច្ចិ សាឡាម៉ាស្ត អាល-អ៊ីស្តហ្វាហ្វានី តមកពី វ៉ាស្តដ្ឋ ប៊ិន អាឡី ប៊ិន វ៉ាអ៊ីល អាល-តូរីស្ត តមកពី អាប់ខុលឡោះហ្វា ប៊ិន ហ្វាហ្វាស្ត អាល-ម៉ាដ្ឋានី តមកពី មូហាំម៉ាដ្ឋ ប៊ិន អ៊ីសហ្វាត្ត តមកពី សាអ៊ីដ្ឋ ប៊ិន ស្តែដ្ឋ ប៊ិន អារត្តោះត្តីដែលបានថា

لَقِيتُ كُمَيْلُ بْنُ زَيْدٍ وَ سَأَلْتُهُ عَنْ فَضْلِ أَمِيرِ الْمُؤْمِنِينَ عَلِيِّ بْنِ أَبِي طَالِبٍ ع فَقَالَ أَلَا أَحْبَبْتُكَ بِوَصِيَّتِهِ أَوْ صَانِيَهَا يَوْمًا هِيَ خَيْرٌ لَكَ مِنَ الدُّنْيَا بِمَا فِيهَا؟ فَتَلْتُ بَلَى قَالَ: قَالَ لِي عَلِيُّ

ខ្ញុំបានជួប គូម៉ែល ប៊ិន ស៊ីយ៉ាដ្ឋ បានសួរលោកអំពីគុណសម្បត្តិរបស់ អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} អាឡី ^{صلوات الله عليه والسلام} ប៊ិន អាច្ចិ គ្លីលីប ^{صلوات الله عليه والسلام} ។ លោកបានថា: "តើខ្ញុំគប្បីប្រាប់លោកអំពីកេរដំណែលដែលព្រះអង្គ ^{صلوات الله عليه والسلام} បានផ្ទេរ ឲ្យមកខ្ញុំទេ? វាប្រសើរសម្រាប់លោកជាងលោកនេះនិងអ្វីដែលមាននៅក្នុងនោះ ។" ខ្ញុំបានថា: "សូម លោកប្រាប់ខ្ញុំផង ។" លោកបានប្រាប់ខ្ញុំថា: "អាឡី ^{صلوات الله عليه والسلام} បានប្រាប់ខ្ញុំថា:

يَا كُمَيْلُ إِنَّ اللَّهَ عَزَّ وَ جَلَّ كَرَّمَ رَحِيمٍ عَظِيمٍ حَلِيمٌ دَلَّأَ عَلَى الْحِلَافَةِ وَ أَمَرَنَا بِالْأَخْذِ بِهَا وَ حَمَلَ النَّاسَ عَلَيْهَا فَقَدْ أَذَيْنَاهَا غَيْرَ مُخْتَلِفِينَ وَ أَرْسَلْنَاهَا غَيْرَ مُتَافِعِينَ وَ صَدَقْنَاَهَا غَيْرَ مُكَذِّبِينَ وَ قَلْبُنَاهَا غَيْرَ مُرْتَابِينَ لَمْ يَكُنْ لَنَا وَ اللَّهُ شَيْطَانٌ نُوحِي إِلَيْهَا وَ نُوحِي إِلَيْنَا كَمَا وَصَفَ اللَّهُ تَعَالَى قَوْمًا ذَكَرَهُمُ اللَّهُ عَزَّ وَ جَلَّ فِي كِتَابِهِ فَأَقْرَأُ كَمَا أَنْزَلَ ﴿شَيْطَانِ الْإِنْسِ وَ الْحَيِّ يُوحِي بَعْضُهُمْ إِلَى بَعْضٍ زُخْرُفَ الْقَوْلِ غُرُورًا﴾ (بشارة المصطفى (صلى الله عليه و آله) ج ١ ص ٢٤)

"គូម៉ែលអើយ! អល់ឡោះហ្វាដ្ឋ ទ្រង់មានព្រមគ្នា មានព្រះករុណាប្រណី ទ្រង់មហារុងរឿងឧត្តុង្គឧត្តម ទ្រង់មានព្រះខន្តី ។ ព្រះអង្គ ចាត់តាំងយើង ^{عليه السلام} ឲ្យកាន់ខ័លីហ្វាស្ត ព្រះអង្គ ^{عليه السلام} បញ្ជាយើង ^{عليه السلام} ឲ្យយក ខ័លីហ្វាស្តនោះ ព្រះអង្គ ^{عليه السلام} ដឹកនាំមនុស្សតាមខ័លីហ្វាស្តនោះ ។ ដូច្នោះយើង ^{عليه السلام} អនុវត្តិខ័លីហ្វាស្តនោះ ឥតល្អៀង យើង ^{عليه السلام} ផ្ទេរខ័លីហ្វាស្តនោះឥតពុតព្រុត យើង ^{عليه السلام} ព្រមទទួលស្គាល់ខ័លីហ្វាស្តនោះឥត ប្រកែក យើង ^{عليه السلام} ទទួលខ័លីហ្វាស្តនោះឥតសង្ស័យ ។ សូមស្រឡាញ់អល់ឡោះហ្វាដ្ឋ គ្រប់ស្តែតួន ^{عليه السلام} ដែល មករកយើង ^{عليه السلام} យើង ^{عليه السلام} សុទ្ធតែបានបញ្ជូនពួកស្តែតួន ^{عليه السلام} នោះ ឯពួកវា ^{عليه السلام} សុទ្ធតែបានបញ្ជូនយើង ^{عليه السلام} ដូចអល់ឡោះហ្វាដ្ឋ បានអធិប្បាយអំពីពួកមួយក្រុម ។ អល់ឡោះហ្វាដ្ឋ បានចែងនៅក្នុងព្រះគម្ពីរព្រះអង្គ ^{عليه السلام} ដូច្នោះចូរស្រឡាញ់ដែលគេបានលើកឲ្យដឹងថា: [៦:១១២] ពួកស្តែតួនក្នុងចំណោមមនុស្សនិងពួកយ្យិនខ្លះ

ដែលបញ្ជូនគ្នាទៅវិញទៅមកដោយសម្តីតាក់តែងបោកបញ្ឆោត ។"

(بشارة المصطفى (صلى الله عليه و آله) : 1 : 24)

6/112-114/2 អាឈី ប៊ិន អ៊ីបរ្យូមបានថាឪពុកខ្ញុំបានតំណាលប្រាប់ខ្ញុំតមកពីអាល់-ហ្វៃសនី ប៊ិន សាអ៊ីដូ តមកពីមិត្តម្នាក់របស់លោកដែលបានតំណាលតមកពី អាឈី អ្នកបង្កើនឡោះហ្វៃសនីដែលមាន រចនាថា៖ "គ្រប់ព្រះសាស្ត្រាដែលអាល់ឡោះហ្វៃសនីចាត់បញ្ជូនមក សុទ្ធតែមានស្រែកូនពីរនៅក្នុង សហគមន៍ព្រះអង្គធ្វើបាបព្រះអង្គ ធ្វើឲ្យមនុស្សដើរខុសផ្លូវអត់ពីព្រះអង្គទៅ ។ នៅក្នុង បណ្តាសាវករបស់នុះហ្វៃសនីមាន កូនត្រីហ្វៃសនី និង ឃ្មីរម៉ា ។ នៅក្នុងបណ្តាសាវករបស់អ៊ីបរ្យូមមាន មីកស្វាល់ និង រីស្វា ។ នៅក្នុងបណ្តាសាវករបស់មូសាមាន អាល់-សាមីរី និង ម៉ារអុតៃបា ។ នៅក្នុងបណ្តាសាវករបស់អ៊ីសាមាន ចូលុស និង ម៉ារទីយូន ។ នៅក្នុងបណ្តាសាវករបស់មូហាំម៉ាដូ មាន ហ្វាបតារ និង ស្វ៊ីរ៉យក្វី (គឺបុគ្គលទី១ និងបុគ្គលទី២) ។" (بتفسير القمي : 1 : 214)**

وَتَمَّتْ كَلِمَتُ رَبِّكَ صِدْقًا وَعَدْلًا لَا مُبَدَّلَ لِكَلِمَتَيْهِ وَهُوَ السَّمِيعُ الْعَلِيمُ ﴿١١٥﴾

១១៥. ព្រះរាជបន្ទូលម្ចាស់អ្នកបានសម្រេចយ៉ាងពិតប្រាកដនិងដោយយុត្តិធម៌ ។ ពុំមានអ្នកណាអាច ផ្លាស់ប្តូរព្រះរាជបន្ទូលព្រះអង្គបានឡើយ ។ ព្រះអង្គទ្រង់សវនាការ ព្រះអង្គទ្រង់ញាណ ។

وَإِنْ تُطِيعْ أَكْثَرُ مَنْ فِي الْأَرْضِ يُضْلُوكَ عَنْ سَبِيلِ اللَّهِ إِنْ يَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ ﴿١١٦﴾

១១៦. បើអ្នកធ្វើតាមជនភាគច្រើននៅលើផែនដី ពួកគេនឹងធ្វើឲ្យអ្នករង្វេងចេញពីព្រះមាតិកា អាល់ឡោះហ្វៃសនី ។ ពួកគេតាមតែការស្មានទេ ពួកគេបានតែប្រមាណទេ ។

إِنَّ رَبَّكَ هُوَ أَعْلَمُ مَنْ يَضِلُّ عَنْ سَبِيلِهِ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ ﴿١١٧﴾

១១៧. ម្ចាស់អ្នកទ្រង់ញាណបំផុតអ្នកដែលរង្វេងចេញពីព្រះមាតិកាព្រះអង្គ ព្រះអង្គទ្រង់ញាណបំផុត បណ្តាអ្នកដែលតាមមាតិកាត្រឹមត្រូវ ។

អធិប្បាយអាយ៉ាស់ ១១៥-១១៧

6/115-117/1 [...] មូហាំម៉ាដូ ប៊ិន ម៉ារវ៉ាន បានថា អាឈី អ្នកបង្កើនឡោះហ្វៃសនីបានសូត្រថា៖

عَدْلًا ﴿ فَقَالَ إِنَّ فِيهَا الْحُسْنَى. (الكافي - الجزء : ٨ : صفحة : ٢٠٥ : حديث : ٢٤٩)

6/115-117/1 [...] មូហាំម៉ាដូ ប៊ិន ម៉ារវ៉ាន បានថា អាឈី អ្នកបង្កើនឡោះហ្វៃសនីបានសូត្រថា៖

[៦:១១៥] ព្រះរាជបន្ទូល **ដ៏បរវរ**របស់ម្ចាស់អ្នកបានសម្រេចយ៉ាងពិតប្រាកដនិងដោយយុត្តិធម៌ ។ ខ្ញុំបានទូលថា៖ "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ صلوات الله عليه والسلام ! តែអស់ទូលបង្គំសូត្រអាយ៉ាស្កុនេះថា៖ "ព្រះរាជបន្ទូលរបស់ម្ចាស់អ្នកបានសម្រេចយ៉ាងពិតប្រាកដនិងដោយយុត្តិធម៌ ។" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "នៅក្នុងអាយ៉ាស្កុនេះមាន **ដ៏បរវរ** (សំដៅទៅលើការកែប្រែនៅក្នុងគូរអាន) ។" (الكافي 8 : 205 / 249)

٢/١١٧-١١٥/٦ حَدَّثَنَا أَحْمَدُ بْنُ مُحَمَّدٍ عَنْ عَلِيِّ بْنِ الْحَكَمِ عَنْ مُحَمَّدِ بْنِ مَرْوَانَ قَالَ قَالَ أَبُو جَعْفَرٍ عَلَيْهِ السَّلَامُ: إِذَا دَخَلَ أَحَدُكُمْ عَلَى الْإِمَامِ فَلْيَنْظُرْ مَا يَتَكَلَّمُ بِهِ فَإِنَّ الْإِمَامَ يَسْمَعُ الْكَلَامَ فِي بَطْنِ أُمِّهِ فَإِذَا هِيَ وَضَعَتْهُ سَطَعَ لَهَا نُورٌ سَاطِعٌ إِلَى السَّمَاءِ وَ سَقَطَ وَ فِي عَضْدِهِ الْأَمْنِ مَكْتُوبٌ ﴿ وَ تَمَّتْ كَلِمَةُ رَبِّكَ صِدْقًا وَ عَدْلًا لَا مُبَدَّلَ لِكَلِمَاتِهِ وَ هُوَ السَّمِيعُ الْعَلِيمُ ﴾ فَإِذَا هُوَ تَكَلَّمَ رَفَعَ اللَّهُ لَهُ عَمُودًا وَ يُشْرِفُ بِهِ عَلَى الْأَرْضِ يَعْلَمُ بِهِ أَعْمَالَهُمْ. (بصائر الدرجات في فضائل آل محمد عليهم السلام , ج 1 , ص 431)

6/115-117/2 [...] មូហ្គាំម៉ាដ្ឋ ប៊ិន ម៉ារ៉ាន បានថា អាហ្វិ យ៉ាត្តុហ្វារ صلوات الله عليه والسلام មានវចនៈថា៖ "កាលណាអស់លោកណាមួយទៅជួបអ៊ីម៉ា صلوات الله عليه والسلام អ្នកនោះគប្បីពិនិត្យពិច័យសម្តីខ្លួនព្រោះអ៊ីម៉ា صلوات الله عليه والسلام ឮសម្តីតាំងពីនៅក្នុងពោះមាតាព្រះអង្គ صلوات الله عليه والسلام ម៉្លោះ ។ រស្មីមួយបានកើតឡើងទៅដល់លើមេឃហើយចុះមកវិញ ។ នៅលើស្មាស្តាំអ៊ីម៉ា صلوات الله عليه والسلام មានចារថា៖ [៦:១១៥] ព្រះរាជបន្ទូលម្ចាស់អ្នកបានសម្រេចយ៉ាងពិតប្រាកដនិងដោយយុត្តិធម៌ ។ ពុំមានអ្នកណាអាចផ្លាស់ប្តូរព្រះរាជបន្ទូលព្រះអង្គបានឡើយ ។ ព្រះអង្គទ្រង់សវនាការ ព្រះអង្គទ្រង់ញាណ ។ ពេលអ៊ីម៉ា صلوات الله عليه والسلام ចាប់ផ្តើមនិយាយ (គឺពេលអ៊ីម៉ា صلوات الله عليه والسلام ទទួលតំណែងអ៊ីម៉ាម៉ាស្កុន) អស់ឡោះហ្វ្លា صلوات الله عليه والسلام លើកឡើងនូវសសរមួយឲ្យអ៊ីម៉ា صلوات الله عليه والسلام អ៊ីម៉ា صلوات الله عليه والسلام អាចសង្កេតមើលនិងដឹងទង្វើរបស់ពួកគេបានអាស្រ័យសសរនេះនៅលើផែនដី ។" (بصائر الدرجات 1 : 431)

٣/١١٧-١١٥/٦ حَدَّثَنَا أَحْمَدُ بْنُ مُحَمَّدٍ عَنْ عَمْرِو بْنِ عَبْدِ الْعَزِيزِ عَنِ الْحَمْرِيِّ عَنْ يُونُسَ بْنِ زَيْنَانَ قَالَ قَالَ أَبُو عَبْدِ اللَّهِ عَلَيْهِ السَّلَامُ: ﴿ وَ تَمَّتْ كَلِمَةُ رَبِّكَ صِدْقًا وَ عَدْلًا لَا مُبَدَّلَ لِكَلِمَاتِهِ وَ هُوَ السَّمِيعُ الْعَلِيمُ ﴾ ثُمَّ قَالَ هَذَا حَرْفٌ فِي الْأَيْمَةِ خَاصَّةٌ ثُمَّ قَالَ يَا يُونُسُ إِنَّ الْإِمَامَ يَخْلُقُهُ اللَّهُ بِيَدِهِ لَا يَلِيهِ أَحَدٌ غَيْرُهُ وَ هُوَ جَعَلَهُ يَسْمَعُ وَ يَرَى فِي بَطْنِ أُمِّهِ حَتَّى إِذَا صَارَ إِلَى الْأَرْضِ حُطَّ بَيْنَ كَيْفَيْهِ ﴿ وَ تَمَّتْ كَلِمَةُ رَبِّكَ صِدْقًا وَ عَدْلًا لَا مُبَدَّلَ لِكَلِمَاتِهِ وَ هُوَ السَّمِيعُ الْعَلِيمُ ﴾. (بصائر الدرجات في فضائل آل محمد عليهم السلام , ج 1 , ص 438)

6/115-117/3 [...] យូនុស ប៊ិន ស្តាប់យ៉ាន បានថា អាហ្វិ អុប្បុលឡោះហ្វ្លា صلوات الله عليه والسلام មានវចនៈថា៖ "[៦:១១៥] ព្រះរាជបន្ទូលម្ចាស់អ្នកបានសម្រេចយ៉ាងពិតប្រាកដនិងដោយយុត្តិធម៌ ។ ពុំមានអ្នកណាអាចផ្លាស់ប្តូរព្រះរាជបន្ទូលព្រះអង្គបានឡើយ ។ ព្រះអង្គទ្រង់សវនាការ ព្រះអង្គទ្រង់ញាណ ។ បន្ទាប់មកព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "តួអក្សរនេះ (حرف) ស្តីអំពីអ៊ីម៉ា صلوات الله عليه والسلام ដាច់ឡែក ។" បន្ទាប់មកព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "យូនុសអើយ ! អស់ឡោះហ្វ្លា صلوات الله عليه والسلام បានបង្កើតអ៊ីម៉ា صلوات الله عليه والسلام ដោយព្រះហត្ថព្រះអង្គ صلوات الله عليه والسلام បុគ្គលដែលមិនតាមអ្នកផ្សេង គេបានឲ្យអ៊ីម៉ា صلوات الله عليه والسلام អាចឮ អាចមើលឃើញបានតាំងពីនៅក្នុងពោះម្តាយរហូតដល់កើតមកដល់ផែនដី ។ គេបានចារពាក្យពេចន៍មួយបន្ទាត់ត្រង់ចន្លោះស្មាអ៊ីម៉ា صلوات الله عليه والسلام ថា៖ [៦:១១៥] ព្រះរាជបន្ទូលម្ចាស់អ្នកបានសម្រេចយ៉ាងពិតប្រាកដនិងដោយយុត្តិធម៌ ។ ពុំមានអ្នកណាអាចផ្លាស់ប្តូរព្រះរាជបន្ទូលព្រះអង្គបានឡើយ ។ ព្រះអង្គទ្រង់សវនាការ ព្រះអង្គទ្រង់ញាណ ។" (بصائر الدرجات 1 : 438)

4/117-115/6 عَنْ عَبْدِ اللَّهِ بْنِ عَمْرٍو عَنْ مُحَمَّدِ بْنِ أَبِي بَرْقٍ عَنْ الْحَسَنِ بْنِ عُمَانَ عَنْ مُحَمَّدِ بْنِ فَضِيلٍ عَنِ الثَّمَالِيِّ قَالَ قَالَ أَبُو جَعْفَرٍ عَلَيْهِ السَّلَامُ: إِنَّ الْإِيمَانَ مِمَّا لَيْسَ مَعَهُ الْكَلَامُ فِي بَطْنِ أُمَّهِ حَتَّى إِذَا سَقَطَ عَلَى الْأَرْضِ أَتَاهُ مَلَكٌ فَيَكْتُبُ عَلَى عَضِدِهِ الْأَيْمَنِ ﴿وَوَثَّتْ كَلِمَةُ رَبِّكَ صِدْقًا وَ عَدْلًا لَا مُبَدِّلَ لِكَلِمَاتِهِ وَ هُوَ السَّمِيعُ الْعَلِيمُ﴾ حَتَّى إِذَا سَبَّ رَفَعَ اللَّهُ لَهُ عَمُودًا مِنْ نُورٍ يَرَى فِيهِ الدُّنْيَا وَ مَا فِيهَا لَا يُسْتَرُّ عَنْهُ مِنْهَا شَيْءٌ. (بحار الأنوار ج ٢٦ ص ١٣٣)

6/115-117/4 អាប័ខ្ពុលឡោះហ្នាំ ប៊ីន អាម៉ាវ បានតំណាលតមកពី មូហាំម៉ាដ្ឋ អាល់-បារគ្គី តមកពី អាល់-ហ្គាសាន់ ប៊ីន អ៊ីស្តម៉ាន តមកពី មូហាំម៉ាដ្ឋ ប៊ីន ហ្វ្យូដ្យូយល់ តមកពី អាល់-ស្វីម៉ាលី ដែលបាន រាយការណ៍ថា អាច យ៉ាងហោចណាស់ មានវចនៈថា៖ "អ៊ីម៉ា ^{صلوات الله عليه والسلام} ដែលមកពីយើង ^{عليه والسلام} (គឺអ៊ីម៉ា អាស៊ីហ្គា លុល- បៃត៍ ^{عليه والسلام}) ពួកអ្នកគ្រូនិយាយតាំងពីនៅក្នុងពោះមាតារហូតដល់បានប៉ះផ្ទៃដី ។ ទេវតាមកជួបអ៊ីម៉ា ^{صلوات الله عليه والسلام} នោះ ចារនៅលើស្មាស្តាំអ៊ីម៉ា ^{صلوات الله عليه والسلام} នោះថា [6:99] ព្រះរាជបន្ទូលម្ចាស់អ្នកបានសម្រេចយ៉ាងពិត ប្រាកដនិងដោយយុត្តិធម៌ ។ ពុំមានអ្នកណាអាចផ្លាស់ប្តូរព្រះរាជបន្ទូលព្រះអង្គបានឡើយ ។ ព្រះអង្គ ទ្រង់សវនាការ ព្រះអង្គទ្រង់ញាណ ។ លុះអ៊ីម៉ា ^{صلوات الله عليه والسلام} នោះធំឡើង អស់ឡោះហ្នាំ ^{عليه والسلام} ដាក់សសរពន្លឺមួយឲ្យ អ៊ីម៉ា ^{صلوات الله عليه والسلام} នោះ អ៊ីម៉ា ^{صلوات الله عليه والسلام} នោះមើលឃើញលោកនិងអ្វីៗទាំងអស់នោះក្នុងសសរពន្លឺនោះ ។ ពុំមានអ្វី មួយត្រូវបិទបាំងពីព្រះអង្គ ^{صلوات الله عليه والسلام} ឡើយ ។" (بحار الأنوار :26 :133)

فَكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ إِنْ كُنْتُمْ بِآيَاتِهِ مُؤْمِنِينَ ﴿١١٨﴾

99. ចូរពួកអ្នកបរិភោគនូវអ្វីដែលមានផ្ទៃព្រះនាមអស់ឡោះហ្នាំនៅលើនោះ [ក្នុងពេលសំឡេង] បើ ពួកអ្នកមានសទ្ធាលើបណ្តាព្រះសញ្ញាព្រះអង្គ ។

وَمَا لَكُمْ أَلَّا تَأْكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ وَقَدْ فَصَّلَ لَكُمْ مَا حَرَّمَ عَلَيْكُمْ إِلَّا مَا اضْطُرِرْتُمْ إِلَيْهِ وَإِنَّ كَثِيرًا لَيُضِلُّونَ بِأَهْوَاءِهِمْ بِغَيْرِ عِلْمٍ إِنَّ رَبَّكَ هُوَ أَعْلَمُ بِالْمُعْتَدِينَ ﴿١١٩﴾

99. ហេតុអ្វីពួកអ្នកមិនបរិភោគអ្វីដែលមានផ្ទៃព្រះនាមអស់ឡោះហ្នាំនៅលើនោះ ? ព្រះអង្គបាន ពិពណ៌នាឲ្យពួកអ្នកដឹងរួចហើយអំពីអ្វីដែលត្រូវហាមលើពួកអ្នក រៀបរយតែពួកអ្នកនៅក្នុងករណី បង្ខំ ។ [មនុស្ស]ភាគច្រើននាំឲ្យ[មនុស្ស]ទៀតរងផ្ទុះដោយសារតែតាមចំណង់[បិសាច]របស់ខ្លួនឯង ដោយគ្មានការចេះដឹង ។ ម្ចាស់អ្នកទ្រង់ញាណជាងគេជនបំពារបំពាន ។

وَذُرُوا ظَاهِرَ الْأَيْمِ وَبَاطِنَهُ إِنَّ الَّذِينَ يَكْسِبُونَ الْأَيْمَ سَيَجْرُونَ بِمَا كَانُوا يَفْتَرُونَ ﴿١٢٠﴾

99. ចូរពួកអ្នកលះបង់ចោលទាំងបាបក្រៅ (គឺទង្វើ) ទាំងបាបក្នុង (គឺបំណង គំនិត) ។ ជនដែលសាង បាបនឹងត្រូវតបស្នងដោយអ្វីដែលខ្លួនបានសាង ។

وَلَا تَأْكُلُوا مِمَّا لَمْ يُذْكَرِ اسْمُ اللَّهِ عَلَيْهِ وَإِنَّهُ لَفِسْقٌ وَإِنَّ الشَّيْطَانَ لِيُوحِيَ إِلَيْكُمْ لِئَجْدِلُوكُمْ وَإِنْ أَطَعْتُمُوهُمْ إِنَّكُمْ لَمُشْرِكُونَ ﴿١٢١﴾

99. ចូរពួកអ្នកកុំបរិភោគអ្វីដែលពុំមានព្រះនាមអស់ឡោះហ្នាំផ្ទៃនៅលើនោះ ព្រោះវាជាប្រការ ល្មើស ។ ការពិតពួកស្តេចតូនបញ្ជូនបណ្តាមិត្តពួកវាឲ្យឈ្លោះជាមួយពួកអ្នក ។ បើពួកអ្នកធ្វើតាមពួកគេ ពួកអ្នកជាពួកជួបផ្តុំហ៊ុនហាយ[ដៃគូជាមួយអស់ឡោះហ្នាំ] (គឺទៅជាពួកពហុទេពនិយម) ។

អធិប្បាយអាយ៉ាស្ត ១១៨-១២១

١/١٢١-١١٨/٦ عَنْ حُمْرَانَ، قَالَ: سَمِعْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) يَقُولُ فِي ذَيْحَةِ النَّاصِبِ وَ الْيَهُودِيِّ - قَالَ -: « لَا تَأْكُلْ ذَيْحَتَهُ حَتَّى تَسْمَعَهُ يُذَكِّرُ اسْمَ اللَّهِ، أَمَا سَمِعْتَ قَوْلَ اللَّهِ: ﴿وَلَا تَأْكُلُوا مِمَّا لَمْ يُذَكَّرْ اسْمُ اللَّهِ عَلَيْهِ﴾. (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٤٧٤ الحديث : ٩٩ / ٣٦٤٢ ، تفسير العياشي - الجزء ١ : صفحة : ٣٧٥ الحديث : ٨٧)**

6/118-121/1 ហ្នឹមរំនបានថាខ្ញុំបានឮ អាថ្នី អាប់ខុលឡោះហ្នី^{صلوات الله عليه والسلام} មានវចនៈអំពីការសំឡែង[សត្វ] ដោយដៃពួកប្រទូសប្រឆាំងអស់លុល-បៃត្រី^{عليه السلام} (គឺពួកណាស្ទីប៊ី) និងពួកយ៉ាហ្វិឌី ថា៖ "ដរាបណា លោកមិនបានឮពួកគេសូត្រព្រះនាមអស់ឡោះហ្នី^{عليه السلام}ទេ ដរាបនោះចូរលោកកុំបរិភោគសត្វដែលពួកអ្នក គេសំឡែង ។ លោកមិនបានឮព្រះរាជបន្ទូលអស់ឡោះហ្នី^{عليه السلام}ទេគឺ៖ [៦:១២១] ចូរពួកអ្នកកុំបរិភោគអ្វី ដែលពុំមានព្រះនាមអស់ឡោះហ្នីថ្លែងនៅលើនោះ ។" (تفسير العياشي 1 : 87 / 375)

٢/١٢١-١١٨/٦ مُحَمَّدُ بْنُ يَعْقُوبَ الْكَلْبِيِّ قَالَ حَدَّثَنِي عَلِيُّ بْنُ إِبْرَاهِيمَ عَنْ أَبِيهِ عَنِ ابْنِ فَضَالٍ عَنْ حَفْصِ الْمُؤَدَّبِ عَنْ أَبِي عَبْدِ اللَّهِ (عليه السلام) وَ عَنْ مُحَمَّدِ بْنِ إِسْمَاعِيلَ بْنِ بَرِيْعٍ عَنْ مُحَمَّدِ بْنِ سِنَانٍ عَنْ إِسْمَاعِيلَ بْنِ جَابِرٍ عَنْ أَبِي عَبْدِ اللَّهِ (عليه السلام) أَنَّهُ كَتَبَ بِهَذِهِ الرِّسَالَةِ إِلَى أَصْحَابِهِ وَ أَمْرَهُمْ بِمَدَارَسَتِهَا وَ النَّظَرِ فِيهَا وَ تَعَاهُدِهَا وَ الْعَمَلِ بِهَا فَكَانُوا يَضْعَوْنَهَا فِي مَسَاجِدِ بُيُوتِهِمْ فَإِذَا فَرَعُوا مِنَ الصَّلَاةِ نَظَرُوا فِيهَا

6/118-121/2 [...] អ៊ីសម៉ាអ៊ីល ប៊ិន យ៉ាបៀវបានតំណាលថា អាថ្នី អាប់ខុលឡោះហ្នី^{صلوات الله عليه والسلام} បាន សរសេរសំបុត្រនេះទៅបណ្តាសាវកព្រះអង្គ^{صلوات الله عليه والسلام} ដាក់បញ្ជាឲ្យពួកគេសិក្សាសំបុត្រនោះ ឲ្យពិចារណា សំបុត្រនោះ ឲ្យធ្វើកិច្ចសន្យាដោយសំបុត្រនោះ ហើយឲ្យប្រតិបត្តិតាមសំបុត្រនោះ ។ ពួកគេតែងតែរក្សា សំបុត្រនោះទុកក្នុងកន្លែងស្ងៀមស្ងាត់ក្នុងផ្ទះពួកគេ ។ ពេលពួកគេរួចពីស្ងៀមស្ងាត់ ពួកគេមើលសំបុត្រនោះ ។" នៅក្នុងសំបុត្រនោះមានសេចក្តីថា៖

فَاعْطُوا اللَّهَ مِنْ أَنْفُسِكُمْ الْإِحْتِهَادَ فِي طَاعَتِهِ فَإِنَّ اللَّهَ لَا يُدْرِكُ شَيْءٌ مِنَ الْحَيْرِ عِنْدَهُ إِلَّا بِطَاعَتِهِ وَ اجْتِنَابِ مَحَارِمِهِ الَّتِي حَرَّمَ اللَّهُ فِي ظَاهِرِ الْقُرْآنِ وَ بَاطِنِهِ فَإِنَّ اللَّهَ تَبَارَكَ وَ تَعَالَى قَالَ فِي كِتَابِهِ وَ قَوْلُهُ الْحَقُّ ﴿وَدَرَوْا ظَاهِرَ الْإِثْمِ وَ بَاطِنَهُ﴾

"ចូរអស់លោកប្រគល់ខ្លួនឲ្យទៅអស់ឡោះហ្នី^{عليه السلام} ចូរគិតក្នុងការស្តាប់បង្គាប់ព្រះអង្គ^{عليه السلام} ព្រោះអស់ឡោះហ្នី^{عليه السلام} មិនទទួលសេចក្តីល្អណាមួយដែលបានសាងនៅក្រៅការស្តាប់បង្គាប់ព្រះអង្គ^{عليه السلام} ទេ ។ ចូរចៀសបម្រាម ព្រះអង្គ^{عليه السلام} ដែលអស់ឡោះហ្នី^{عليه السلام} បានហាមនៅក្នុងប្រចក្សភាពនិងនៅក្នុងអទិស្សមានភាពនៃគួរអាន ។ អស់ឡោះហ្នី^{عليه السلام} មានព្រះបន្ទូលនៅក្នុងព្រះរាជគម្ពីរព្រះអង្គ^{عليه السلام} ហើយព្រះបន្ទូលព្រះអង្គ^{عليه السلام} ជាព្រះបន្ទូល ពិត គឺ៖ [៦:១២០] ចូរពួកអ្នកលះបង់ចោលទាំងបាបក្រៅ ទាំងបាបក្នុង ។

وَ اعْلَمُوا أَنَّ مَا أَمَرَ اللَّهُ بِهِ أَنْ يَجْتَنِبُوهُ فَقَدْ حَرَّمَهُ وَ اتَّبِعُوا آثَارَ رَسُولِ اللَّهِ (صلى الله عليه وآله) وَ سُنَّتَهُ فَحُدُوا بِهَا وَ لَا تَتَّبِعُوا أَهْوَاءَكُمْ وَ آرَاءَكُمْ فَتَضَلُّوا فَإِنَّ أَضَلَّ النَّاسِ عِنْدَ اللَّهِ مَنِ اتَّبَعَ هَوَاهُ وَ رَأْيَهُ بَعِيرٌ هُدًى مِنَ اللَّهِ. (الكافي - الجزء ٨ : صفحة : ٢٠ حديث : ١) ចូរដឹងថាអ្វីក៏ដោយដែលអស់ឡោះហ្នី^{عليه السلام} ដាក់បញ្ជាឲ្យអស់លោកចៀសឆ្ងាយ បានសេចក្តីថាព្រះអង្គ^{عليه السلام} ហាមវា ។ ចូរដើរតាមគន្លងវិស្វលុលឡោះហ្នី^{عليه السلام} និងស្វីណាស្ត្រីព្រះអង្គ^{عليه السلام} ចូរគោរពវាឲ្យជាប់ ចូរកុំធ្វើ តាមចិត្តឯង កុំធ្វើតាមមតិខ្លួនឯង ព្រោះអស់លោកនឹងដើរខុសផ្លូវ ។ បុគ្គលដែលខុសលើសគេ សម្រាប់

អល់ឡោះហ្វា គឺបុគ្គលដែលធ្វើតាមចិត្តឯងនិងមតិឯងដោយមិនតាមព្រះមគ្គទេសក៍ដឹកនាំដែលមកពី
អល់ឡោះហ្វា ទេ 1" (الكافي 8 : 1/2)

* 118/6-3/121 ۱۱۸/۶ فِي كِتَابِ تَلْخِيصِ الْأَقْوَالِ فِي تَحْقِيقِ أَحْوَالِ الرِّجَالِ وَ فِي الْكُتَيْبِ مُحَمَّدُ بْنُ مَسْعُودٍ قَالَ: حَدَّثَنِي عَبْدُ اللَّهِ بْنُ مُحَمَّدٍ
قَالَ: حَدَّثَنِي أَبُو شَاءٍ عَنْ عَلِيِّ بْنِ عُقْبَةَ عَنْ دَاوُدَ بْنِ قَرْقَدٍ قَالَ: قُلْتُ لِأبي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ جُعِلَتْ فِدَاكَ أَصَلَى عِنْدَ الْقَبْرِ وَ إِذَا
رَجُلٌ خَلْفِي يَقُولُ: أَ تَهْدُونَ مَنْ أَضَلَّ اللَّهُ ﴿وَاللَّهُ أَرْكَسَهُمْ بِمَا كَسَبُوا﴾

* 6/118-121/3 [...] រាយការណ៍មកពី ដូរុដូ ប៊ិន ហ្វារូដូ ថាខ្ញុំបានទូល អាចិ អាប់ខុលឡោះហ្វា ៧
ថា: "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ ^{صلوات الله عليه والسلام} ! ខ្ញុំបានស្នូឡាតុំនៅឯផ្លូវវិស្វលុលឡោះហ្វា
៧ មានបុរសម្នាក់និយាយនៅពីក្រោយខ្នងទូលបង្គំថា: "លោកចង់ដឹកនាំអ្នកដែលអល់ឡោះហ្វា
ធ្វើឲ្យរង្វេង [៨:៨៨] អល់ឡោះហ្វាបានច្រានពួកគេត្រឡប់ក្រោយវិញដោយសារអំពើ[អាក្រក់]ដែលពួក
គេបានសាង ?"

قَالَ: فَالْتَفَتَ إِلَيْهِ وَ قَدْ تَأَوَّلَ عَلَى هَذِهِ آيَةِ وَ مَا أَدْرِي مَنْ هُوَ وَ أَنَا أَقُولُ: ﴿وَ إِنَّ الشَّيَاطِينَ لَيُوحُونَ إِلَى أَوْلِيَائِهِمْ لِيُجَادِلُوكُمْ وَ إِنْ
أَطَعْتُمُوهُمْ إِنَّكُمْ لَمُشْرِكُونَ﴾ فَإِذَا هُوَ هَاهُنَا بِنُ سَعْدٍ

លោក[អ្នកអធិប្បាយ]បានថាខ្ញុំបានបែរទៅរកបុរសនោះ ៧ គាត់បកស្រាយអាយ៉ាស្តនេះ ៧ ទូលបង្គំមិន
ស្គាល់គាត់ជាអ្នកណាទេ ៧ ទូលបានថា: "[៦:១២១] ពួកស្នូតុំរបញ្ចុះបណ្តាមិត្តពួកវាឲ្យឈ្លោះ
ជាមួយពួកអ្នក ៧ បើពួកអ្នកធ្វើតាមពួកគេ ពួកអ្នកជាពួកផ្លូវផ្តុំហ៊ុនហាយ[ដែលគួរជាមួយអល់ឡោះហ្វា] ៧"
អ្នកនោះគឺ ហ្វារូដ ប៊ិន សាក្វី ៧

قَالَ: فَضَحِكَ أَبُو عَبْدِ اللَّهِ عَلَيْهِ السَّلَامُ ثُمَّ قَالَ أَصَبَتْ الْجَوَابَ قَبْلَ الْكَلَامِ بِإِذْنِ اللَّهِ. (تفسير نور الثقلين - الجزء ١ : صفحة : ٧٦٣
حديث : ٢٦٧)

លោក[អ្នកអធិប្បាយ]បានថា អាចិ អាប់ខុលឡោះហ្វា ^{صلوات الله عليه والسلام} ញញឹម ហើយមានវចនៈថា: "លោកបានរក
ពាក្យចម្លើយឃើញមុនសម្តី ដោយការអនុញ្ញាតរបស់អល់ឡោះហ្វា ៧" (267 /763 :1) (تفسير نور الثقلين

أَوْ مَنْ كَانَ مَيِّتًا فَأَحْيَيْنَاهُ وَجَعَلْنَا لَهُ نُورًا يَمْشِي بِهِ فِي النَّاسِ كَمَنْ مَثَلُهُ فِي الظُّلُمَاتِ لَيْسَ بِخَارِجٍ مِّنْهَا
كَذَلِكَ زَيْنٌ لِلْكَافِرِينَ مَا كَانُوا يَعْمَلُونَ ﴿١٣٣﴾

១២២. តើបុគ្គលដែលស្លាប់ទៅហើយ ហើយយើងបានឲ្យគេរស់ឡើងវិញ យើងបានដាក់ពន្លឺឲ្យគេ គេ
ដើរក្នុងចំណោមមនុស្សដោយសារពន្លឺនោះ ដូចគ្នានឹងបុគ្គលដែលនៅក្នុងភាពងងឹតដោយគ្មានឱកាស
ចេញពីទីនោះឬទេ ? ដូច្នោះឯងដែលទង្វើរបស់ពួកបដិសេធសទ្ធាត្រូវតែងលំអ[បំភាន់ភ្នែក]សម្រាប់ពួក
គេ[ក្នុងលោកនេះ] ៧

وَكَذَلِكَ جَعَلْنَا فِي كُلِّ قَرْيَةٍ أَكْبَرًا مُّجْرِمِيهَا لِيَمْكُرُوا فِيهَا وَمَا يَمْكُرُونَ إِلَّا بِأَنْفُسِهِمْ وَمَا يَشْعُرُونَ ﴿١٣٣﴾

១២៣. ដូច្នោះឯងដែលយើងធ្វើឲ្យមានអ្នកធំ[ដែលអាងអំណាច ទ្រព្យសម្បត្តិ ទាល់តែក្លាយខ្លួនទៅ]ជា
ជនឧក្រិដ្ឋនៅក្នុងស្រុកនីមួយៗ ដើម្បីនឹងឲ្យពួកគេធ្វើឧបាយកលនៅក្នុងស្រុកនោះ ៧ តែពួកគេបាន
ត្រឹមតែធ្វើឧបាយកលដាក់ខ្លួនឯងទេ ពួកគេមិនដឹងខ្លួនទេ ៧

وَإِذَا جَاءَهُمْ آيَةٌ قَالُوا لَنْ نُؤْمِنَ حَتَّى نُؤْتَىٰ مِثْلَ مَا أُوتِيَ رُسُلُ اللَّهِ اللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُ سَيُصِيبُ الَّذِينَ أَجْرَمُوا صَغَارٌ عِنْدَ اللَّهِ وَعَذَابٌ شَدِيدٌ بِمَا كَانُوا يَمْكُرُونَ ﴿١٢٤﴾

១២៤. ពេលមានព្រះសញ្ញាមួយមកដល់ពួកគេ ពួកគេថា៖ "យើងនឹងមានសទ្ធាលុះណាតែយើងបាននូវអ្វីដែលដូចគេបានឲ្យទៅបណ្តាព្រះសាសនៈទូតរបស់អល់ឡោះហ្ន៎ ។" អល់ឡោះហ្ន៎ទ្រង់ញាណបំផុតថាព្រះអង្គគួរដាក់ព្រះរាជសារព្រះអង្គនៅត្រង់ណា ។ បណ្តាជនឧក្រិដ្ឋនឹងរងសេចក្តីអាម៉ាស់ដែលមកពីអល់ឡោះហ្ន៎ និងទណ្ឌកម្មតឹងរឹង ដោយសារតែពួកគេបានប្រើឧបាយកល ។

អធិប្បាយអាយ៉ាស់ ១២២-១២៤

6/122-124/1 [...] អាហ្វិ អុប្បឡោះហ្ន៎^{صلوات الله عليه والسلام} មានវចនៈថា៖ "អល់ឡោះហ្ន៎^{عز وجل} មានព្រះរាជបន្ទូលថា៖ [៦:៩៥] ព្រះអង្គយកអ្វីដែលរស់ចេញមកពីអ្វីដែលស្លាប់ ។ ព្រះអង្គយកអ្វីដែលស្លាប់ចេញមកពីអ្វីដែលរស់ ។ អ្វីដែលរស់គឺបណ្តាអ្នកមានសទ្ធាដែលគេយកដីឥដ្ឋចេញមកពីដីឥដ្ឋរបស់ពួកបដិសេធសទ្ធា (គឺកើតមកពីពួកបដិសេធសទ្ធា) ។ អ្វីដែលស្លាប់ដែលចេញមកពីអ្វីដែលរស់នោះគឺពួកបដិសេធសទ្ធាដែលគេយកដីឥដ្ឋចេញមកពីដីឥដ្ឋរបស់បណ្តាអ្នកមានសទ្ធា (គឺកើតមកពីអ្នកមានសទ្ធា) ។ អ្វីដែលរស់គឺបណ្តាអ្នកមានសទ្ធា អ្វីដែលស្លាប់គឺពួកបដិសេធសទ្ធា ដោយយោលទៅលើព្រះបន្ទូលអល់ឡោះហ្ន៎^{عز وجل} [៦:១២២] បុគ្គលដែលស្លាប់ទៅហើយ ហើយយើងបានឲ្យគេរស់ឡើងវិញ ការស្លាប់របស់បុគ្គលនោះបណ្តាលមកពីការលាយដីឥដ្ឋរបស់បុគ្គលនោះជាមួយដីឥដ្ឋរបស់ពួកបដិសេធសទ្ធា ។ ការមានជីវិតរបស់បុគ្គលនោះគឺពេលដែលអល់ឡោះហ្ន៎^{عز وجل} ញែកពួកគេដោយព្រះបន្ទូលព្រះអង្គ^{عز وجل} ។" (الكافي : 2 / 5 / 7)

بينهما بكلمته. (الكافي - الجزء : ٢ : صفحة : ٥ حديث : ٧)

6/122-124/2 [...] ចូរិយ័ដ្ឋី បានថាខ្ញុំបានឮ អាហ្វិ យ៉ាក្តីហ្វារ^{صلوات الله عليه والسلام} មានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្ន៎^{عز وجل} [៦:១២២] គឺបុគ្គលដែលស្លាប់ទៅហើយ ហើយយើងបានឲ្យគេរស់ឡើងវិញ យើងបានដាក់ពន្លឺឲ្យគេ គេដើរក្នុងចំណោមមនុស្សដោយសារពន្លឺនោះ ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "បុគ្គលស្លាប់គឺបុគ្គលដែលមិនដឹងអ្វីសោះ[រឿងសាសនា] ។ គេដើរក្នុងចំណោមមនុស្សដោយសារពន្លឺនោះ [ពន្លឺ]នេះគឺអ៊ីម៉ាដែលគេតាម ។ ដូចគ្នានឹងបុគ្គលដែលនៅក្នុងភាពងងឹតដោយគ្មានឱកាសចេញពីទីនោះឬទេ ?

صلى الله عليه وسلم

6/122-124/2 [...] ចូរិយ័ដ្ឋី បានថាខ្ញុំបានឮ អាហ្វិ យ៉ាក្តីហ្វារ^{صلوات الله عليه والسلام} មានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្ន៎^{عز وجل} [៦:១២២] គឺបុគ្គលដែលស្លាប់ទៅហើយ ហើយយើងបានឲ្យគេរស់ឡើងវិញ យើងបានដាក់ពន្លឺឲ្យគេ គេដើរក្នុងចំណោមមនុស្សដោយសារពន្លឺនោះ ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "បុគ្គលស្លាប់គឺបុគ្គលដែលមិនដឹងអ្វីសោះ[រឿងសាសនា] ។ គេដើរក្នុងចំណោមមនុស្សដោយសារពន្លឺនោះ [ពន្លឺ]នេះគឺអ៊ីម៉ាដែលគេតាម ។ ដូចគ្នានឹងបុគ្គលដែលនៅក្នុងភាពងងឹតដោយគ្មានឱកាសចេញពីទីនោះឬទេ ?

صلى الله عليه وسلم

នេះគឺបុគ្គលដែលមិនដឹងថាអ្នកណាជាអ៊ីម៉ាំ صلوات الله عليه والسلامរបស់ខ្លួនទេ ។" (الكافي 1: 13 / 185)

6/122-124/3 ចូរិយ័ដ្ឋ អាល់-អាឃ្យាលី បានរាយការណ៍ថាខ្ញុំបានសួរ អាឃ្យ យ៉ុក្កហ្វារ صلوات الله عليه والسلامអំពីព្រះបន្ទូលអស់ឡោះហ្ន៎ عجل [៦:១២២] តើបុគ្គលដែលស្លាប់ទៅហើយ ហើយយើងបានឲ្យគេរស់ឡើងវិញ យើងបានដាក់ពន្លឺឲ្យគេ គេដើរក្នុងចំណោមមនុស្សដោយសារពន្លឺនោះ ។ ព្រះអង្គ صلوات الله عليه والسلامមានវចនៈថា៖ "បុគ្គលដែលស្លាប់គឺបុគ្គលដែលមិនយល់រឿងនេះទេ មានន័យថារឿងកំរនេះ (គឺវិទ្យាយ៉ាស៊ុ) ។ យើងយើងបានដាក់ពន្លឺឲ្យគេ មានន័យថាអ៊ីម៉ាំ صلوات الله عليه والسلامមួយដែលបុគ្គលតាម គឺអាលី صلوات الله عليه والسلام ប៊ីន អាឃ្យ ត្ថុលីប عليه السلام ។

6/122-124/3 ចូរិយ័ដ្ឋ អាល់-អាឃ្យាលី បានរាយការណ៍ថាខ្ញុំបានសួរ អាឃ្យ យ៉ុក្កហ្វារ صلوات الله عليه والسلامអំពីព្រះបន្ទូលអស់ឡោះហ្ន៎ عجل [៦:១២២] តើបុគ្គលដែលស្លាប់ទៅហើយ ហើយយើងបានឲ្យគេរស់ឡើងវិញ យើងបានដាក់ពន្លឺឲ្យគេ គេដើរក្នុងចំណោមមនុស្សដោយសារពន្លឺនោះ ។ ព្រះអង្គ صلوات الله عليه والسلامមានវចនៈថា៖ "បុគ្គលដែលស្លាប់គឺបុគ្គលដែលមិនយល់រឿងនេះទេ មានន័យថារឿងកំរនេះ (គឺវិទ្យាយ៉ាស៊ុ) ។ យើងយើងបានដាក់ពន្លឺឲ្យគេ មានន័យថាអ៊ីម៉ាំ صلوات الله عليه والسلامមួយដែលបុគ្គលតាម គឺអាលី صلوات الله عليه والسلام ប៊ីន អាឃ្យ ត្ថុលីប عليه السلام ។

فُلْتُ: فَقَوْلُهُ: ﴿كَمَنْ مَثَلُهُ فِي الظُّلُمَاتِ لَيْسَ بِخَارِجٍ مِنْهَا﴾ فَقَالَ يَدِيهِ هَكَذَا: «هَذَا الخَلْقُ الَّذِي لَا يَعْرِفُونَ شَيْئًا». (الرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٧٦ الحديث : ٩٩ / ٣٦٤٩ ، تفسير العياشي - الجزء : ١ صفحة : ٣٧٦ الحديث : ٩٠)**
ខ្ញុំបានទូលថា៖ "[មានន័យថាអ៊ីម៉ាំ] ព្រះបន្ទូលអស់ឡោះហ្ន៎ عجل ដូចគ្នានឹងបុគ្គលដែលនៅក្នុងភាពងងឹត ដោយគ្មានឱកាសចេញពីទីនោះឬទេ ? ព្រះអង្គ صلوات الله عليه والسلامមានវចនៈដោយធ្វើការយកវិការដៃដូចនេះ ថា៖ "នេះគឺសត្វលោកដែលមិនយល់អ្វីសោះ ។" (تفسير العياشي 1: 90 / 376)

*6/122-124/4 [...] រាយការណ៍មកពី អាប់ខុលឡោះហ្ន៎ ប៊ីន ស៊ីណាន តមកពីឪពុកលោកដែលបានថាខ្ញុំបាននៅជុំជាមួយ អាឃ្យ យ៉ុក្កហ្វារ صلوات الله عليه والسلام បុរសខ្ញុំវិញ្ញាណម្នាក់បានមកជួបព្រះអង្គ صلوات الله عليه والسلام សួរព្រះអង្គ صلوات الله عليه والسلامថា៖ "អាឃ្យ យ៉ុក្កហ្វារ صلوات الله عليه والسلامអើយ! លោក صلوات الله عليه والسلامធ្វើសក្ការៈវត្ថុអ្វី ?" ព្រះអង្គ صلوات الله عليه والسلامមានវចនៈថា៖ "អស់ឡោះហ្ន៎ عجل ។" គាត់បានថា៖ "តើលោក صلوات الله عليه والسلامមើលឃើញអស់ឡោះហ្ន៎ عجل ទេ ?" ព្រះអង្គ صلوات الله عليه والسلامមានវចនៈថា៖ "ភ្នែកមិនអាចមើលឃើញព្រះអង្គ عجل ទេ ដោយឃើញដោយចក្ខុវិញ្ញាណនោះ ។ តែចិត្តមើលឃើញព្រះអង្គ عجل ដោយជំនឿពិត (អ៊ីម៉ាន) ។ គេមិនអាចស្គាល់ព្រះអង្គ عجل បានទេដោយការស្មាននោះ គេមិនអាចស្គាល់ព្រះអង្គ عجل បានទេដោយការដឹងតាមអារម្មណ៍នោះ ព្រះអង្គ عجل មិនដូចមនុស្សទេ ។ គេមានចែងរៀបរាប់អំពីព្រះអង្គ عجل នៅក្នុងអាយ៉ាស៊ុ[ត្រូវអាន] អាចស្គាល់បានអាស្រ័យព្រះសញ្ញា ។ ព្រះអង្គ عجل មិនប្រើអំណាចផ្តាច់ការទេក្នុងការវិនិច្ឆ័យរបស់ព្រះអង្គ عجل ។ នោះគឺអស់ឡោះហ្ន៎ عجل ។ ពុំមានព្រះទេក្រៅពីព្រះអង្គ عجل ។"

*6/122-124/4 [...] រាយការណ៍មកពី អាប់ខុលឡោះហ្ន៎ ប៊ីន ស៊ីណាន តមកពីឪពុកលោកដែលបានថាខ្ញុំបាននៅជុំជាមួយ អាឃ្យ យ៉ុក្កហ្វារ صلوات الله عليه والسلام បុរសខ្ញុំវិញ្ញាណម្នាក់បានមកជួបព្រះអង្គ صلوات الله عليه والسلام សួរព្រះអង្គ صلوات الله عليه والسلامថា៖ "អាឃ្យ យ៉ុក្កហ្វារ صلوات الله عليه والسلامអើយ! លោក صلوات الله عليه والسلامធ្វើសក្ការៈវត្ថុអ្វី ?" ព្រះអង្គ صلوات الله عليه والسلامមានវចនៈថា៖ "អស់ឡោះហ្ន៎ عجل ។" គាត់បានថា៖ "តើលោក صلوات الله عليه والسلامមើលឃើញអស់ឡោះហ្ន៎ عجل ទេ ?" ព្រះអង្គ صلوات الله عليه والسلامមានវចនៈថា៖ "ភ្នែកមិនអាចមើលឃើញព្រះអង្គ عجل ទេ ដោយឃើញដោយចក្ខុវិញ្ញាណនោះ ។ តែចិត្តមើលឃើញព្រះអង្គ عجل ដោយជំនឿពិត (អ៊ីម៉ាន) ។ គេមិនអាចស្គាល់ព្រះអង្គ عجل បានទេដោយការស្មាននោះ គេមិនអាចស្គាល់ព្រះអង្គ عجل បានទេដោយការដឹងតាមអារម្មណ៍នោះ ព្រះអង្គ عجل មិនដូចមនុស្សទេ ។ គេមានចែងរៀបរាប់អំពីព្រះអង្គ عجل នៅក្នុងអាយ៉ាស៊ុ[ត្រូវអាន] អាចស្គាល់បានអាស្រ័យព្រះសញ្ញា ។ ព្រះអង្គ عجل មិនប្រើអំណាចផ្តាច់ការទេក្នុងការវិនិច្ឆ័យរបស់ព្រះអង្គ عجل ។ នោះគឺអស់ឡោះហ្ន៎ عجل ។ ពុំមានព្រះទេក្រៅពីព្រះអង្គ عجل ។"

قَالَ فَخَرَجَ الرَّجُلُ وَ هُوَ يَقُولُ - اللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُ. (الكافي - الجزء : ١ صفحة : ٩٧ حديث : ٥)

លោក[អ្នកអធិប្បាយ]បានថាបុរសនោះទៅវិញដោយថា៖ "[៦:១២៤] អស់ឡោះហ្ន៎ عجل ទ្រង់ញាណបំផុត ថាព្រះអង្គគួរដាក់ព្រះរាជសារព្រះអង្គនៅត្រង់ណា ។" (الكافي 1: 5 / 97)

*122/6-124/5/ ٥/ العِيشِيُّ: عَنْ صَفْوَانَ، عَنْ ابْنِ سِنَانٍ، قَالَ: سَمِعْتُهُ يَقُولُ: «أَنْتُمْ أَحَقُّ النَّاسِ بِالْوَرَعِ، عُودُوا الْمَرْضَى، وَ شَيِّعُوا الْجَنَائِزَ، إِنَّ النَّاسَ ذَهَبُوا كَذَا وَ كَذَا، وَ ذَهَبْتُمْ حَيْثُ ذَهَبَ اللَّهُ ﴿اللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُ﴾». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٧٦ الحديث : ٩٩ / ٣٦٥١ ، تفسير العياشي - الجزء : ١ صفحة : ٣٧٦ الحديث : ٩١)**

*6/122-124/5 អាល-អ៊ែយ៉ាស៊ី បានរាយការណ៍តមកពី ស្នូហ្វ្វាន តមកពី អ៊ីបនូ ស៊ីណាន ដែលបាន ថាខ្ញុំបានឮព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អស់លោក (ស្ត្រីអ្នកស្នូ) សក្តិសមជាអ្នកមានជំនឿស៊ីប ។ អស់ លោកទៅមើលអ្នកជម្ងឺ អស់លោកចូលរួមក្នុងបុណ្យសព ។ មនុស្សទៅនេះទៅនោះ អស់លោកទៅទី ណាដែលអស់ឡោះហ្ន៎ [ប្រើឲ្យ] ទៅ ។ [៦:១២៤] អស់ឡោះហ្ន៎ទ្រង់ញាណបំផុតថាព្រះអង្គគួរដាក់ព្រះ រាជសារព្រះអង្គនៅត្រង់ណា ។" (91 / 376 : 1) (تفسير العياشي)

فَمَنْ يُرِدِ اللَّهُ أَنْ يَهْدِيَهُ وَيُشْرِحْ صَدْرَهُ، وَلِلْإِسْلَامِ وَمَنْ يُرِدْ أَنْ يُضِلَّهُ، وَيَجْعَلْ صَدْرَهُ ضَيِّقًا حَرَجًا كَأَنَّمَا يَصْعَدُ فِي السَّمَاءِ كَذَلِكَ يَجْعَلُ اللَّهُ الرِّجْسَ عَلَى الَّذِينَ لَا يُؤْمِنُونَ ﴿١٢٥﴾

១២៥. អ្នកណាដែលអស់ឡោះហ្ន៎ប្រាថ្នាដឹកនាំ ព្រះអង្គពង្រីកទ្រូងអ្នកនោះដើម្បីទទួលអ៊ីស្លាម ។ អ្នក ណាដែលព្រះអង្គប្រាថ្នាធ្វើឲ្យវង្វេង ព្រះអង្គធ្វើឲ្យទ្រូងអ្នកនោះចង្អៀត នៅក្នុងអាការៈទញ្ចត្តៈ ហាក់ ដូចជាអ្នកនោះខំប្រឹងឡើងទៅលើអាកាស ។ ដូច្នោះឯងដែលអស់ឡោះហ្ន៎ដាក់ការកខ្វក់លើជនដែល មិនសទ្ធា ។

وَهَذَا صِرَاطٌ رَبِّكَ مُسْتَقِيمًا قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَذَّكَّرُونَ ﴿١٢٦﴾

១២៦. នេះគឺព្រះមាតិកាម្ចាស់អ្នក [ជាមាតិកា]ត្រង់ត្រូវ ។ យើងបានអធិប្បាយបំភ្លឺបណ្តាព្រះសញ្ញាសម្រាប់ ជនានុជនដែលភ្ញាក់ស្មារតី ។

﴿لَهُمْ دَارُ السَّلَامِ عِنْدَ رَبِّهِمْ وَهُوَ وَلِيُّهُمْ بِمَا كَانُوا يَعْمَلُونَ﴾ ﴿١٢٧﴾

១២៧. ពួកគេនឹងបានជម្រកបរមសុខនៅឯម្ចាស់ពួកគេ ។ ព្រះអង្គជាព្រះអភិបាល[និងជាមិត្ត អ្នកដឹក នាំ]របស់ពួកគេដោយសារប្រការ[ល្អ]ដែលពួកគេបានសាង[នៅក្នុងលោកនេះ] ។

وَيَوْمَ يَحْشُرُهُمْ جَمِيعًا يَمَعَشَرَ الْجِنِّ قَدِ اسْتَكْرَرْتُمْ مِنَ الْإِنْسِ وَقَالَ أَوْلِيَاؤُهُمْ مِنَ الْإِنْسِ رَبَّنَا اسْتَمْتَعَ بَعْضُنَا بِبَعْضٍ وَبَلَغْنَا أَجَلَنَا الَّذِي أَجَلْتَ لَنَا قَالَ النَّارُ مَثْوَاكُمْ خَالِدِينَ فِيهَا إِلَّا مَا شَاءَ اللَّهُ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ ﴿١٢٨﴾

១២៨. ថ្ងៃដែលព្រះអង្គនឹងប្រមូលពួកគេទាំងអស់ [ព្រះអង្គនឹងមានតម្រាស់ថា៖] "ម្ចាស់ក្រុមយុទ្ធិសាស្ត្រ [អាក្រក់]អើយ! ពួកអ្នកបានទាក់ទាញមនុស្សភាគច្រើន (ធ្វើឲ្យវង្វេង) ។" បណ្តាមិត្តវាក្នុងចំណោមពួក មនុស្សនឹងថា៖ "ម្ចាស់អស់ទូលព្រះបង្គំជាខ្ញុំអើយ! អស់ទូលព្រះបង្គំជាខ្ញុំបានទាញយកផលប្រយោជន៍ ពីគ្នាទៅវិញទៅមក ។ អស់ទូលព្រះបង្គំជាខ្ញុំបានដល់កាលកំណត់ដែលព្រះអង្គបានកំណត់សម្រាប់ អស់ទូលព្រះបង្គំជាខ្ញុំហើយ ។" ព្រះអង្គនឹងមានតម្រាស់ [ចំពោះពួកគេ]ថា៖ "ភ្លើងនរកជាលំនៅរបស់ ពួកអ្នក ។ ពួកអ្នកនឹងនៅក្នុងនោះជានិច្ចអនន្ត រៀបលែងតែអស់ឡោះហ្ន៎មានព្រះបំណងអ្វីមួយស្រេចតែ លើព្រះអង្គ ។" ម្ចាស់អ្នកជាព្រះមុនិរាជ ព្រះអង្គទ្រង់ញាណ ។

ربع
الحزب
١٥

وَكَذَلِكَ نُؤَلِّي بَعْضَ الظَّالِمِينَ بَعْضًا بِمَا كَانُوا يَكْسِبُونَ ﴿١٢٩﴾

១២៩. ដូច្នោះឯងដែលយើងធ្វើឲ្យជនទុច្ចរិតមួយចំនួនមានអាជ្ញាលើពួកឯទៀត ។ ដោយសារប្រការដែលពួកគេបានសាង ។

يَمَعَشَرَ الْجِنِّ وَالْإِنْسِ أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي وَيُنذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَذَا قَالُوا شَهِدْنَا عَلَىٰ أَنفُسِنَا وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا وَشَهِدُوا عَلَىٰ أَنفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ ﴿١٣٠﴾

១៣០. "ម្ចាស់ក្រុមយ៉ិន[បដិសេធសទ្ធា]និងមនុស្សអ៊ុយ ! បណ្តាព្រះសាសនៈទូតពីក្នុងបណ្តាពួកអ្នកមិនបានមកដល់ពួកអ្នកទេ ដោយថ្លែងបណ្តាព្រះសញ្ញា[និងព្រះឱង្ការ]របស់យើងនិងដាស់តឿនពួកអ្នកអំពីការជួបថ្ងៃនេះ ?" ពួកគេនឹងទូលថា៖ "អស់ទូលព្រះបង្គំជាខ្ញុំជាសាក្សីលើខ្លួនឯង ។" [ការប្រព្រឹត្តិល្មើសនិងអំពើទុច្ចរិតរបស់ពួកគេក្នុង]ជីវិតលោកនេះបានបោកបញ្ឆោតពួកគេ ពួកគេនឹងធ្វើសាក្សីបញ្ជាក់កំហុសខ្លួនឯងថាពួកគេជាជនបដិសេធសទ្ធា ។

ذَلِكَ أَنْ لَمْ يَكُن رَّبُّكَ مُهْلِكَ الْفَرَىٰ بَطْلَمٍ وَأَهْلُهَا غَافِلُونَ ﴿١٣١﴾

១៣១. នេះព្រោះតែម្ចាស់អ្នកមិនកម្ទេចចោលដោយអយុត្តិធម៌ទេ នូវបណ្តាស្រុកណាដែលប្រជាពលរដ្ឋ[មិនមានអ្នកប្រាប់ឲ្យដឹងជាមុន និងមិនមានអ្នកដាស់តឿន ហើយពួកគេ]ធ្វេសប្រហែស ។

وَلِكُلِّ دَرَجَاتٍ مِّمَّا عَمِلُوا وَمَا رَبُّكَ بِغَافِلٍ عَمَّا يَعْمَلُونَ ﴿١٣٢﴾

១៣២. គ្រប់ៗគ្នាបានលំដាប់ថ្នាក់ស្របតាមប្រការដែលខ្លួនធ្វើ ។ ម្ចាស់អ្នកមិនធ្វេសប្រហែសចំពោះប្រការដែលពួកគេ (គឺមនុស្ស) ធ្វើទេ ។

وَرَبُّكَ الْعَنِّيٰ ذُو الرَّحْمَةِ إِن يَشَأْ يُذْهِبْكُمْ وَيَسْتَخْلِفْ مِّنْ بَعْدِكُمْ مَّا يَشَاءُ كَمَا أَنشَأَكُم مِّن ذُرِّيَّةٍ قَوْمٍ آخَرِينَ ﴿١٣٣﴾

១៣៣. ម្ចាស់អ្នកគ្រប់គ្រាន់សម្រាប់ព្រះអង្គឯង [ព្រះអង្គជា]ម្ចាស់នៃព្រះមេត្តាធម៌ ។ បើព្រះអង្គមានព្រះបំណង ព្រះអង្គអាចយកពួកអ្នកចេញ ឲ្យអ្វីជំនួសស្រេចតែលើព្រះអង្គក្រោយពីពួកអ្នក ដូចព្រះអង្គបានឲ្យពួកអ្នកកើតឡើងពីពូជប្រជាជាតិផ្សេងនោះដែរ ។

إِنَّ مَا تُوَعَّدُونَ لَآتٍ وَمَا أَنْتُمْ بِمُعْجِزِينَ ﴿١٣٤﴾

១៣៤. អ្វីដែលគេបានសន្យានឹងពួកអ្នក (គឺមនុស្សទាំងឡាយ) ច្បាស់ជានឹងមកដល់ ពួកអ្នក (គឺអ្នកប្រឆាំង) មិនអាចគេចផុតទេ ។

អធិប្បាយអាយ៉ាត ១២៩-១៣៤

1/134-120/6 مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ بْنِ هَاشِمٍ، عَنْ أَبِيهِ، عَنْ ابْنِ أَبِي عُمَيْرٍ، عَنْ مُحَمَّدِ بْنِ حُمَرَانَ، عَنْ سُلَيْمَانَ بْنِ خَالِدٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: قَالَ: «إِنَّ اللَّهَ عَزَّ وَجَلَّ إِذَا أَرَادَ بِعَبْدٍ خَيْرًا نَكَتَ فِي قَلْبِهِ نُكْتَةً مِنْ نُورٍ، وَ فَتَحَ مَسَامِعَ قَلْبِهِ، وَ وَكَّلَ بِهِ مَلَكًا يُسَدِّدُهُ، وَ إِذَا أَرَادَ بِعَبْدٍ شَوْءًا نَكَتَ فِي قَلْبِهِ نُكْتَةً سَوْدَاءَ، وَ سَدَّ مَسَامِعَ قَلْبِهِ، وَ وَكَّلَ بِهِ شَيْطَانًا يُضِلُّهُ»

6/125-134/1 [...] វាយការណ៍មកពី អាថ្នី អាប់ខុលឡោះហ្គា^{صلوات الله عليه}ដែលមានវចនៈថា៖ "កាលណា អល់ឡោះហ្គា^{رحمته}ចង់ឲ្យបាវណាមួយល្អ ព្រះអង្គ^{رحمته}ដាក់ពន្លឺនៅក្នុងចិត្តបាវនោះ ព្រះអង្គ^{رحمته}បើកសោតវិញ្ញាណចិត្តបាវនោះ (គឺធ្វើឲ្យឮដោយចិត្ត) ព្រះអង្គ^{رحمته}ដាក់ទេវតាមួយអង្គជាពំនាក់បាវនោះ ។ បើ ព្រះអង្គ^{رحمته}ចង់ឲ្យបាវណាមួយអាក្រក់ ព្រះអង្គ^{رحمته}ដាក់ស្នាមខ្មៅក្នុងចិត្តបាវនោះ ព្រះអង្គ^{رحمته}បិទសោតវិញ្ញាណចិត្តបាវនោះជិត (គឺមិនឲ្យចិត្តបាវនោះឮអ្វីឡើយ) ព្រះអង្គ^{رحمته}ដាក់បិសាចមួយឲ្យធ្វើឲ្យបាវនោះវង្វេង ។"

ثُمَّ تَلَا هَذِهِ الْآيَةَ: ﴿فَمَنْ يُرِدِ اللَّهُ أَنْ يَهْدِيَهُ يَشْرَحْ صَدْرَهُ لِلْإِسْلَامِ وَمَنْ يُرِدْ أَنْ يُضِلَّهُ يَجْعَلْ صَدْرَهُ ضَيِّقًا حَرَجًا كَأَمَا يَصْعَدُ فِي السَّمَاءِ﴾. (البرهان في تفسير القرآن - الجزء ٢ : صفحة ٤٧٦ الحديث : ٩٩ / ٣٦٥٢ ، الكافي - الجزء ١ : صفحة : ١٦٦ الحديث : ٢)**

បន្ទាប់មកព្រះអង្គ^{رحمته}សូត្រអាយ៉ាស៊ុនៈនេះគឺ៖ [៦:១២៥] អ្នកណាដែលអល់ឡោះហ្គា^{رحمته}ប្រាថ្នាដឹកនាំ ព្រះអង្គ^{رحمته}ពង្រីកទ្រូងអ្នកនោះដើម្បីទទួលអ៊ីស្លាម ។ អ្នកណាដែលព្រះអង្គ^{رحمته}ប្រាថ្នាទុកឲ្យវង្វេង ព្រះអង្គ^{رحمته}ធ្វើឲ្យទ្រូងអ្នកនោះចង្អៀតនៅក្នុងអាការៈទញ់តុះ ហាក់ដូចជាអ្នកនោះខំប្រឹងឡើងទៅលើអាកាស ។"

(الكافي 1: 166 / 2)

2/134-120/6 قَالَ: حَدَّثَنَا عَبْدُ الْوَاحِدِ بْنُ مُحَمَّدِ بْنِ عَبْدِ سَوْسِ الْعَطَّارُ بِنَيْسَابُورَ سَنَةَ اثْنَتَيْنِ وَ خَمْسِينَ وَ ثَلَاثِمِائَةٍ، قَالَ: حَدَّثَنِي عَلِيُّ بْنُ مُحَمَّدِ بْنِ قُتَيْبَةَ، عَنْ حَمْدَانَ بْنِ سُلَيْمَانَ النَّيْسَابُورِيِّ، قَالَ: سَأَلْتُ أَبَا الْحُسَيْنِ عَلِيَّ بْنَ مُوسَى الرِّضَا (عَلَيْهِمَا السَّلَامُ) عَنْ قَوْلِ اللَّهِ عَزَّ وَجَلَّ: ﴿فَمَنْ يُرِدِ اللَّهُ أَنْ يَهْدِيَهُ يَشْرَحْ صَدْرَهُ لِلْإِسْلَامِ﴾.

6/125-134/2 [...] ហ្គា^{رحمته}ដាន់ ប៊ិន ស៊ូឡែម៉ាន អាល់-ណៃស្តាប៊ូរីបានតំណាលថាខ្ញុំបានសួរ អាថ្នី អាល់-ហ្គាសាន់ អាលី ប៊ិន មូសា អាល់-រីដ្ឋី^{صلوات الله عليه}អំពីព្រះបន្ទូលអល់ឡោះហ្គា^{رحمته} [៦:១២៥] អ្នកណាដែល អល់ឡោះហ្គា^{رحمته}ប្រាថ្នាដឹកនាំ ព្រះអង្គ^{رحمته}ពង្រីកទ្រូងអ្នកនោះដើម្បីទទួលអ៊ីស្លាម ។

قَالَ: «مَنْ يُرِدِ اللَّهُ أَنْ يَهْدِيَهُ بِإِيمَانِهِ فِي الدُّنْيَا إِلَى جَنَّتِهِ وَ دَارِ كَرَامَتِهِ فِي الْآخِرَةِ يَشْرَحْ صَدْرَهُ لِلتَّسْلِيمِ لِلَّهِ وَ الْبِقَّةِ بِهِ وَ السُّكُونِ إِلَى مَا وَعَدَهُ مِنْ ثَوَابِهِ، حَتَّى يَطْمَئِنَّ إِلَيْهِ.

ព្រះអង្គ^{رحمته}មានវចនៈថា៖ "អ្នកណាដែលអល់ឡោះហ្គា^{رحمته}ប្រាថ្នាដឹកនាំ ដោយសារជំនឿអ្នកនោះក្នុងលោកនេះទៅរកឋានសួគ៌និងព្រះកិត្យាមន្ទីរបស់ព្រះអង្គ^{رحمته}លោកមុខ ព្រះអង្គ^{رحمته}ពង្រីកទ្រូងអ្នកនោះដើម្បី ចុះចូលស្មោះស្ម័គ្រអល់ឡោះហ្គា^{رحمته} ឲ្យអ្នកនោះទុកកាយថ្វាយចិត្តលើព្រះអង្គ^{رحمته} ឲ្យអ្នកជឿជាក់ថានឹងបានរង្វាន់ដែលព្រះអង្គ^{رحمته}សន្យាឲ្យខ្លួន ទាល់តែបុគ្គលនោះពេញចិត្តនឹងរង្វាន់នោះ ។

وَ مَنْ يُرِدْ أَنْ يُضِلَّهُ عَنْ جَنَّتِهِ، وَ دَارِ كَرَامَتِهِ فِي الْآخِرَةِ، لِكُفْرِهِ بِهِ، وَ عَصْيَانِهِ لَهُ فِي الدُّنْيَا، يَجْعَلْ صَدْرَهُ ضَيِّقًا حَرَجًا حَتَّى يَشُكَّ فِي كُفْرِهِ، وَ يَضْطَرِبَ مِنْ اعْتِقَادِهِ قَلْبُهُ حَتَّى يَصِيرَ ﴿كَأَمَا يَصْعَدُ فِي السَّمَاءِ كَذَلِكَ يَجْعَلُ اللَّهُ الرِّجْسَ عَلَى الَّذِينَ لَا يُؤْمِنُونَ﴾. (البرهان في تفسير القرآن - الجزء ٢ : صفحة ٤٧٧ الحديث : ٩٩ / ٣٦٥٥ ، معاني الأخبار - الجزء ١ : صفحة : ١٤٥ الحديث :

** (២)

អ្នកណាដែលព្រះអង្គប្រាថ្នាធ្វើឲ្យរង្វេង ចេញពីឋានសួគ៌ព្រះអង្គ ពីព្រះកិត្យាមន្ទីរព្រះអង្គ ឯលោក
មុខ ដោយសារអ្នកនោះអសទ្ធានិងប្រព្រឹត្តល្មើសបង្គាប់ព្រះអង្គ ក្នុងលោកនេះ ព្រះអង្គធ្វើឲ្យទ្រូងអ្នក
នោះចង្អៀត នៅក្នុងអាការទញ្ចុត៖ ទាល់តែបុគ្គលនោះសង្ស័យ[អំពីការពិត]នៅក្នុងអាការអសទ្ធា ព្រះ
អង្គធ្វើឲ្យបុគ្គលនោះជ្រួលប្រាលនៅក្នុងជំនឿទាល់តែក្លាយទៅជា [៦:១២៥] ហាក់ដូចជាអ្នកនោះខំ
ប្រឹងឡើងទៅលើអាកាស ។ ដូច្នេះឯងដែលអល់ឡោះហ្ន៎ដាក់ការកខ្វក់លើជនដែលមិនសទ្ធា ។"

(معاني الأخبار: 2 / 145)

6/125-134/3 រាយការណ៍មកពី អាហ្វិ បាស្ត្រ័រ ដែលបានរាយការណ៍តមកពី អាហ្វិ អ៊ាប់ខុលឡោះហ្ន៎
ដែលមានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្ន៎ [៦:១២៥] ដូច្នេះឯងដែលអល់ឡោះហ្ន៎ដាក់ការ
កខ្វក់លើជនដែលមិនសទ្ធា ថា៖ "[ការកខ្វក់]នោះគឺការសង្ស័យ ។" (96 / 377 : 1 (تفسير العياشي

6/125-134/4 [...] អាហ្វិ បាស្ត្រ័រ បានរាយការណ៍តមកពី អាហ្វិ យ៉ាក្កូហ្គារ ដែលមានវចនៈថា៖
"អល់ឡោះហ្ន៎មិនសងសឹកបុគ្គលអាក្រក់ណាក្រៅពីដោយបុគ្គលអាក្រក់មួយទៀតទេ ។ នេះគឺន័យ
របស់ព្រះរាជបន្ទូលអល់ឡោះហ្ន៎ [៦:១២៥] ដូច្នេះឯងដែលយើងធ្វើឲ្យជនទុច្ចរិតមួយចំនួនមានអាជ្ញា
លើពួកវាទៀត ។" (19 / 251 : 2 (الكافي

6/125-134/5 [...] យូសូហ្វ ម៉ាស៊ូ ប៊ីន អ៊ាប់ខុលវ៉ាហ្ន៎ បានរាយការណ៍ថាខ្ញុំបានឮ
អាហ្វិ យ៉ាក្កូហ្គារ មានវចនៈថា៖ "ដរាបណាបេះដូង (គឺចិត្តរបស់អ្នកមានសទ្ធា) រកការពិតមិនឃើញ
ទេ ដរាបនោះវាលោតកញ្ជ្រោលរវាងកន្លែងវានិងបំពង់ក ។ កាលណាវារកការពិតឃើញ កាលនោះវា
ស្ងប់ ។" បន្ទាប់មកព្រះអង្គ បង្រួមម្រាមដៃលើយសូត្រអាយ៉ាស៊ូ [៦:១២៥] អ្នកណាដែល
អល់ឡោះហ្ន៎ប្រាថ្នាដឹកនាំ ព្រះអង្គពង្រីកទ្រូងអ្នកនោះដើម្បីទទួលអ៊ីស្លាម ។ អ្នកណាដែលព្រះអង្គ
ប្រាថ្នាធ្វើឲ្យរង្វេង ព្រះអង្គធ្វើឲ្យទ្រូងអ្នកនោះចង្អៀត នៅក្នុងអាការទញ្ចុត៖ ។" (41 / 202 : 1 (المحاسن

6/125-134/5 [...] យូសូហ្វ ម៉ាស៊ូ ប៊ីន អ៊ាប់ខុលវ៉ាហ្ន៎ បានរាយការណ៍ថាខ្ញុំបានឮ
អាហ្វិ យ៉ាក្កូហ្គារ មានវចនៈថា៖ "ដរាបណាបេះដូង (គឺចិត្តរបស់អ្នកមានសទ្ធា) រកការពិតមិនឃើញ
ទេ ដរាបនោះវាលោតកញ្ជ្រោលរវាងកន្លែងវានិងបំពង់ក ។ កាលណាវារកការពិតឃើញ កាលនោះវា
ស្ងប់ ។" បន្ទាប់មកព្រះអង្គ បង្រួមម្រាមដៃលើយសូត្រអាយ៉ាស៊ូ [៦:១២៥] អ្នកណាដែល
អល់ឡោះហ្ន៎ប្រាថ្នាដឹកនាំ ព្រះអង្គពង្រីកទ្រូងអ្នកនោះដើម្បីទទួលអ៊ីស្លាម ។ អ្នកណាដែលព្រះអង្គ
ប្រាថ្នាធ្វើឲ្យរង្វេង ព្រះអង្គធ្វើឲ្យទ្រូងអ្នកនោះចង្អៀត នៅក្នុងអាការទញ្ចុត៖ ។" (41 / 202 : 1 (المحاسن

6/125-134/5 [...] យូសូហ្វ ម៉ាស៊ូ ប៊ីន អ៊ាប់ខុលវ៉ាហ្ន៎ បានរាយការណ៍ថាខ្ញុំបានឮ
អាហ្វិ យ៉ាក្កូហ្គារ មានវចនៈថា៖ "ដរាបណាបេះដូង (គឺចិត្តរបស់អ្នកមានសទ្ធា) រកការពិតមិនឃើញ
ទេ ដរាបនោះវាលោតកញ្ជ្រោលរវាងកន្លែងវានិងបំពង់ក ។ កាលណាវារកការពិតឃើញ កាលនោះវា
ស្ងប់ ។" បន្ទាប់មកព្រះអង្គ បង្រួមម្រាមដៃលើយសូត្រអាយ៉ាស៊ូ [៦:១២៥] អ្នកណាដែល
អល់ឡោះហ្ន៎ប្រាថ្នាដឹកនាំ ព្រះអង្គពង្រីកទ្រូងអ្នកនោះដើម្បីទទួលអ៊ីស្លាម ។ អ្នកណាដែលព្រះអង្គ
ប្រាថ្នាធ្វើឲ្យរង្វេង ព្រះអង្គធ្វើឲ្យទ្រូងអ្នកនោះចង្អៀត នៅក្នុងអាការទញ្ចុត៖ ។" (41 / 202 : 1 (المحاسن

6/125-134/5 [...] យូសូហ្វ ម៉ាស៊ូ ប៊ីន អ៊ាប់ខុលវ៉ាហ្ន៎ បានរាយការណ៍ថាខ្ញុំបានឮ
អាហ្វិ យ៉ាក្កូហ្គារ មានវចនៈថា៖ "ដរាបណាបេះដូង (គឺចិត្តរបស់អ្នកមានសទ្ធា) រកការពិតមិនឃើញ
ទេ ដរាបនោះវាលោតកញ្ជ្រោលរវាងកន្លែងវានិងបំពង់ក ។ កាលណាវារកការពិតឃើញ កាលនោះវា
ស្ងប់ ។" បន្ទាប់មកព្រះអង្គ បង្រួមម្រាមដៃលើយសូត្រអាយ៉ាស៊ូ [៦:១២៥] អ្នកណាដែល
អល់ឡោះហ្ន៎ប្រាថ្នាដឹកនាំ ព្រះអង្គពង្រីកទ្រូងអ្នកនោះដើម្បីទទួលអ៊ីស្លាម ។ អ្នកណាដែលព្រះអង្គ
ប្រាថ្នាធ្វើឲ្យរង្វេង ព្រះអង្គធ្វើឲ្យទ្រូងអ្នកនោះចង្អៀត នៅក្នុងអាការទញ្ចុត៖ ។" (41 / 202 : 1 (المحاسن

6/125-134/5 [...] យូសូហ្វ ម៉ាស៊ូ ប៊ីន អ៊ាប់ខុលវ៉ាហ្ន៎ បានរាយការណ៍ថាខ្ញុំបានឮ
អាហ្វិ យ៉ាក្កូហ្គារ មានវចនៈថា៖ "ដរាបណាបេះដូង (គឺចិត្តរបស់អ្នកមានសទ្ធា) រកការពិតមិនឃើញ
ទេ ដរាបនោះវាលោតកញ្ជ្រោលរវាងកន្លែងវានិងបំពង់ក ។ កាលណាវារកការពិតឃើញ កាលនោះវា
ស្ងប់ ។" បន្ទាប់មកព្រះអង្គ បង្រួមម្រាមដៃលើយសូត្រអាយ៉ាស៊ូ [៦:១២៥] អ្នកណាដែល
អល់ឡោះហ្ន៎ប្រាថ្នាដឹកនាំ ព្រះអង្គពង្រីកទ្រូងអ្នកនោះដើម្បីទទួលអ៊ីស្លាម ។ អ្នកណាដែលព្រះអង្គ
ប្រាថ្នាធ្វើឲ្យរង្វេង ព្រះអង្គធ្វើឲ្យទ្រូងអ្នកនោះចង្អៀត នៅក្នុងអាការទញ្ចុត៖ ។" (41 / 202 : 1 (المحاسن

6/125-134/5 [...] យូសូហ្វ ម៉ាស៊ូ ប៊ីន អ៊ាប់ខុលវ៉ាហ្ន៎ បានរាយការណ៍ថាខ្ញុំបានឮ
អាហ្វិ យ៉ាក្កូហ្គារ មានវចនៈថា៖ "ដរាបណាបេះដូង (គឺចិត្តរបស់អ្នកមានសទ្ធា) រកការពិតមិនឃើញ
ទេ ដរាបនោះវាលោតកញ្ជ្រោលរវាងកន្លែងវានិងបំពង់ក ។ កាលណាវារកការពិតឃើញ កាលនោះវា
ស្ងប់ ។" បន្ទាប់មកព្រះអង្គ បង្រួមម្រាមដៃលើយសូត្រអាយ៉ាស៊ូ [៦:១២៥] អ្នកណាដែល
អល់ឡោះហ្ន៎ប្រាថ្នាដឹកនាំ ព្រះអង្គពង្រីកទ្រូងអ្នកនោះដើម្បីទទួលអ៊ីស្លាម ។ អ្នកណាដែលព្រះអង្គ
ប្រាថ្នាធ្វើឲ្យរង្វេង ព្រះអង្គធ្វើឲ្យទ្រូងអ្នកនោះចង្អៀត នៅក្នុងអាការទញ្ចុត៖ ។" (41 / 202 : 1 (المحاسن

٤٧٨ الحديث : ٩٩ / ٣٦٦٠ ، تفسير العياشي - الجزء : ١ : صفحة : ٣٧٧ ذيل الحديث (٩٥)**

*6/125-134/6 រាយការណ៍មកពីលោក [យូស្វ័ដ ម៉ាស៊ូ ប៊ិន អុប៊ុលដាហ៍ ហ្គាម៉ា អាល់-យូស្វ័ដ] ដែលបានថា អាច អុប៊ុលដាហ៍ ហ្គាម៉ា បានសួរ មូសា ប៊ិន អាស្តូយ៉ា ថា៖ "លោកដឹងទេថាអ្វី អាការៈទុក្ខុត៖ (الْحُجْر) ?" លោកបានទូលថា៖ "មិនដឹងទេ ។" ព្រះអង្គ صلوات الله عليه والسلام បានធ្វើការយល់ដឹងដោយព្រះអង្គ صلوات الله عليه والسلام បង្រៀម ម្រាមដៃជាគំរូតាងអ្វីដែលរឹង ថា៖ "មិនអាចជ្រែកចូល ជ្រែកចេញបានទេ ។" (تفسير العياشي 1: 377)

قُلْ يَقَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ فَسَوْفَ تَعْلَمُونَ مَنْ تَكُونُ لَهُ عَقَبَةُ الدَّارِ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ ﴿١٣٥﴾

១៣៥. ចូរអ្នកប្រាប់ពួកគេថា៖ "ប្រជាជាតិខ្ញុំអើយ! ចូរអស់លោកប្រតិបត្តិតាមសមត្ថភាពរបស់អស់លោកចុះ ។ ខ្ញុំក៏ប្រតិបត្តិដែរ[តាមអ្វីដែលអស់ឡោះហ្គាម៉ាបានដាក់មកលើខ្ញុំ] ។ បន្តិចទៀតអស់លោកនឹងដឹងថាលទ្ធផលនៃលំនៅ[អមតៈ]នឹងបានទៅអ្នកណា (ពោលគឺនឹងបានសម្រេចព្រោះតែខិតខំប្រឹងប្រែង) ។" ការពិតបុគ្គលទុច្ចរិតនឹងមិនជោគជ័យទេ ។

وَجَعَلُوا لِلَّهِ مِمَّا ذَرَأَ مِنَ الْحَرْثِ وَالْأَنْعَامِ نَصِيبًا فَقَالُوا هَذَا لِلَّهِ بِرِعْمِهِمْ وَهَذَا لِشُرَكَائِنَا فَمَا كَانَ لِشُرَكَائِهِمْ فَلَا يَصِلُ إِلَى اللَّهِ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَائِهِمْ سَاءَ مَا يَحْكُمُونَ ﴿١٣٦﴾

១៣៦. ពួកគេ (គឺពួកបដិមានិយម) ចែកឲ្យអស់ឡោះហ្គាម៉ាផលដំណាំនិងសត្វចិញ្ចឹមមួយចំណែកដែលព្រះអង្គបានបង្កើតមក ។ ពួកគេថា៖ "នេះទុកឲ្យអស់ឡោះហ្គាម៉ា" តាមការអះអាងរបស់ពួកគេ "ឯនេះវិញទុកឲ្យដៃគូយើង (គឺរូបបដិមាដែលពួកគេផ្ដុំហ៊ុនហាយជាមួយអស់ឡោះហ្គាម៉ា) ។" អ្វីដែលទុកឲ្យបណ្ដាដៃគូពួកគេនោះពុំបានទៅដល់អស់ឡោះហ្គាម៉ាទេ អ្វីដែលទុកឲ្យអស់ឡោះហ្គាម៉ានោះនឹងបានទៅដល់បណ្ដាដៃគូពួកគេ ។ អាក្រក់មែនការវិនិច្ឆ័យដែលពួកគេបានធ្វើនោះ ។

وَكَذَلِكَ زَيْنَ لِكَثِيرٍ مِّنَ الْمُشْرِكِينَ قَتَلَ أَوْلَادِهِمُ شُرَكَائُهُمْ لِيُرَدُّوهُمْ وَلِيَلْبِسُوا عَلَيْهِمْ دِينَهُمْ ۗ وَلَوْ شَاءَ اللَّهُ مَا فَعَلُوهُ ۗ فَذَرْهُمْ وَمَا يَفْتَرُونَ ﴿١٣٧﴾

១៣៧. ដូច្នោះឯងដែលពួកបដិមានិយមភាគច្រើនត្រូវពួកដៃគូរបស់ពួកគេ (គឺរូបបដិមាដែលពួកគេផ្ដុំហ៊ុនហាយជាមួយអស់ឡោះហ្គាម៉ា) ធ្វើឲ្យឃើញថាការសម្លាប់កូនរបស់ពួកគេនោះជាប្រការល្អប្រសើរដើម្បីធ្វើឲ្យពួកគេវិនាសនិងធ្វើឲ្យសាសនាពួកគេស្រអាប់សម្រាប់ពួកគេ ។ បើអស់ឡោះហ្គាម៉ាមានព្រះបំណង [ព្រះអង្គនឹងឃាត់ពួកគេដោយករណីវិសេស] ពួកគេច្បាស់ជាមិនធ្វើប្រការនោះទេ ។ ដូច្នោះចូរអ្នកចាកចេញពីពួកគេនិងអ្វីដែលពួកគេប្រឌិតឡើងនោះ ។

وَقَالُوا هَذِهِ أَنْعَامٌ وَحَرْثٌ حَجْرٌ لَا يَطْعَمُهَا إِلَّا مَنْ نَّشَاءُ بِرِعْمِهِمْ وَأَنْعَامٌ وَأَنْعَامٌ لَا يَذْكُرُونَ ۗ أَسْمَ اللَّهُ عَلَيْهَا افْتِرَاءً عَلَيْهِ سَيَجْزِيهِمْ بِمَا كَانُوا يَفْتَرُونَ ﴿١٣٨﴾

១៣៨. ពួកគេថា៖ "នេះគឺសត្វចិញ្ចឹមនិងផលដំណាំដែលត្រូវហាម[ចំពោះពួកយើង តែទុកឲ្យរូបបដិមា]

មិនឲ្យអ្នកណាបរិភោគវាទេ រៀបលែងតែអ្នកណាដែលយើងចង់ឲ្យបរិភោគ" តាមការអះអាងរបស់ពួកគេ "និងបណ្តាសត្វចិញ្ចឹមដែលខ្លងត្រូវហាម[ឡើងជិះឬដឹកបន្ទុក]" និងបណ្តាសត្វចិញ្ចឹមដែលពួកគេមិនសូត្រព្រះនាមអស់ឡោះហ្ន៎នៅលើពួកវាទេ [ទង្វើទាំងអស់នេះ]ជាការប្រកាសមុសាប្រមាទព្រះអង្គ ។ ព្រះអង្គនឹងតបស្នងពួកគេដោយសារប្រការដែលពួកគេបានប្រឌិតឡើងនោះ ។

وَقَالُوا مَا فِي بُطُونِ هَذِهِ الْأَنْعَامِ خَالِصَةٌ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰ أَزْوَاجِنَا وَإِنْ يَكُن مَّيْتَةً فَهُمْ فِيهِ شُرَكَاءُ سَيَجْزِيهِمْ وَصْفَهُمْ إِنَّهُ حَكِيمٌ عَلِيمٌ ﴿١٣٩﴾

១៣៩. ពួកគេថា៖ "អ្វីដែលនៅក្នុងពោះសត្វចិញ្ចឹមទាំងនេះទុក[ជាអាហារ]សម្រាប់មនុស្សប្រុសជាពិសេស ត្រូវហាមចំពោះបណ្តាភរិយា ។" តែបើមានសត្វស្លាប់ក្នុងពោះ ពួកគេនឹងចូលរួមទាំងអស់គ្នា [ប្រុសនិងស្រីក្នុងការបរិភោគសត្វនោះ] ។ ព្រះអង្គនឹងតបស្នងពួកគេដោយសារការសន្មត[ខុស]របស់ពួកគេ ។ ព្រះអង្គជាព្រះមុនិរាជ ព្រះអង្គទ្រង់ញាណ ។

قَدْ خَسِرَ الَّذِينَ قَتَلُوا أَوْلَادَهُمْ سَفَهًا بِغَيْرِ عِلْمٍ وَحَرَّمُوا مَا رَزَقَهُمُ اللَّهُ افْتِرَاءً عَلَى اللَّهِ قَدْ ضَلُّوا وَمَا كَانُوا مُهْتَدِينَ ﴿١٤٠﴾

១៤០. ជនបរាជ័យគឺជនដែលសម្លាប់កូនឯងដោយដោយល្ងើល្ងើគ្មានការចេះដឹង ដែលហាមប្រាមអ្វីដែលអស់ឡោះហ្ន៎បានប្រទានឲ្យពួកគេ ដោយប្រព្រឹត្តប្រកាសមុសាប្រមាទអស់ឡោះហ្ន៎ ។ ការពិតពួកគេរង្វេង[ដោយចេតនា] មិនដឹកនាំខ្លួននៅលើមាតិកាគ្រង់ត្រូវទេ ។

نصف
الجزء
١٥

﴿ وَهُوَ الَّذِي أَنْشَأَ جَنَّاتٍ مَّعْرُوشَاتٍ وَغَيْرَ مَعْرُوشَاتٍ وَالنَّخْلَ وَالزَّرْعَ مُخْتَلِفًا أَكْثَرَهُ وَالزَّيْتُونَ وَالرَّمَانَ مَتَشَبِهًا وَغَيْرَ مُتَشَبِهٍ كُلُوا مِنْ ثَمَرِهِ إِذَا أَثْمَرَ وَعَآثُوا حَقَّهُ وَيَوْمَ حَصَادِهِ وَلَا تُسْرِفُوا إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ ﴿١٤١﴾

១៤១. ព្រះអង្គជាអ្នកបង្កើតឱឡានដែលមានប្រដីស (គឺទ្រើង) និងពុំមានប្រដីស តាលប្រឹក្ស (គឺដើមលម្អើ) និងធម្មជាតិដែលផ្តល់ឲ្យនូវអាហារផ្សេងៗ ដើមស្ពៃទូននិងដើមទទឹម ដូចគ្នានិងមិនដូចគ្នា ។ ចូរពួកអ្នកបរិភោគផ្លែវាចុះ កាលណាវាផ្លែ ។ ចូរពួកអ្នកបរិភោគពន្ធរបស់វា (គឺចេញស្នាក់កាត់) ថ្ងៃដែលពួកអ្នកប្រមូលផល ។ ចូរពួកអ្នកកុំខ្លះខ្លាយ អស់ឡោះហ្ន៎មិនសព្វព្រះហឫទ័យបណ្តាអ្នកខ្លះខ្លាយទេ ។

អធិប្បាយអាយ៉ាស៊ុ ១៣៥-១៤១

6/135-141/1 [...] សាអុដ្ឋុ ប៊ីន សាអុដ្ឋុ បានរាយការណ៍តមកពី អាល់-អ៊ីដ្ឋុ صلوات الله عليه والسلام ដែលគេបានសួរថា៖ "បើមិនមានអ្នកក្រទេ[ដើម្បីបរិភោគទ្រព្យឲ្យ] ពេលគេ (គឺកសិករ) ប្រមូលផល តើត្រូវធ្វើយ៉ាងណា?" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកនោះមិនចាំបាច់[បរិភោគឲ្យ]ទេ ។" (218 : 1 تفسير القمي*)

6/135-141/1 [...] សាអុដ្ឋុ ប៊ីន សាអុដ្ឋុ បានរាយការណ៍តមកពី អាល់-អ៊ីដ្ឋុ صلوات الله عليه والسلام ដែលគេបានសួរថា៖ "បើមិនមានអ្នកក្រទេ[ដើម្បីបរិភោគទ្រព្យឲ្យ] ពេលគេ (គឺកសិករ) ប្រមូលផល តើត្រូវធ្វើយ៉ាងណា?" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកនោះមិនចាំបាច់[បរិភោគឲ្យ]ទេ ។" (218 : 1 تفسير القمي*)

٢/١٤١-١٣٥/٦ عَلِيُّ بْنُ إِبْرَاهِيمَ عَنْ أَبِيهِ عَنِ ابْنِ أَبِي عُمَيْرٍ عَنْ مُعَاوِيَةَ بْنِ شُرَيْحٍ قَالَ سَمِعْتُ أَبَا عَبْدِ اللَّهِ (عليه السلام) يَقُولُ فِي الزُّرْعِ حَقًّا تُوْحَدُ بِهِ، وَ حَقٌّ تُعْطِيهِ. قُلْتُ: وَ مَا الَّذِي أُوحَدُ بِهِ؟ وَ مَا الَّذِي أُعْطِيهِ؟ قَالَ: أَمَّا الَّذِي تُوْحَدُ بِهِ فَالْعُشْرُ، وَ نَصْفُ الْعُشْرِ وَ أَمَّا الَّذِي تُعْطِيهِ. فَقَوْلُ اللَّهِ عَزَّ وَ جَلَّ: ﴿وَ أَنْتَا حَقَّهُ يَوْمَ حَصَادِهِ﴾ يَغْنِي مِنْ حَصْدِكَ الشَّيْءَ بَعْدَ الشَّيْءِ. وَ لَا أَعْلَمُهُ إِلَّا قَالَ: الضَّعْتُ ثُمَّ الضَّعْتُ حَتَّى يُفْرَغَ. (الكافي - الجزء : ٣ صفحة : ٥٦٤ حديث : ١)

6/135-141/2 [...] មូអ្ករីយ៉ាសុំ ប៊ិន ស្ទីរ៉េយ័ស្ទី បានថាខ្ញុំបានឮ អាហ្វិ អ្កប់ខុលឡោះហ្ន៎^{صلوات الله عليه والسلم} មានវចនៈ ថា៖ "ពាក់ព័ន្ធនឹងដំណាំ មានសិទ្ធិពីរ ។ សិទ្ធិមួយគឺសិទ្ធិដែលត្រូវទារពីលោក ។ សិទ្ធិមួយទៀតគឺសិទ្ធិ ដែលលោកត្រូវបង់[ឲ្យខ្លួនឯង] ។" ខ្ញុំបានសួរថា៖ "អ្វីទៅសិទ្ធិដែលត្រូវទារពីទូលបង្គំ ? អ្វីទៅសិទ្ធិដែល ទូលបង្គំត្រូវបរិច្ចាគ ?" ព្រះអង្គ^{صلوات الله عليه والسلم} មានវចនៈថា៖ "អ្វីដែលត្រូវទារពីលោកនោះ (គឺត្រូវបរិច្ចាគជា ស្កាកាត់) គឺមួយភាគដប់ឬពាក់កណ្តាលមួយភាគដប់ (គឺមួយភាគម្ភៃ) ។ រីឯសិទ្ធិមួយទៀតដែលលោក ត្រូវបរិច្ចាគនោះផ្អែកលើគឺព្រះរាជបន្ទូលអស់ឡោះហ្ន៎^{عجل} [៦:១៤១] ចូរពួកអ្នកបរិច្ចាគពន្ធរបស់វាថ្ងៃដែល ពួកអ្នកប្រមូលផល ។ មានន័យថា[បង់]ផលដំណាំរបស់លោកនីមួយៗបន្ទាប់នីមួយៗ ។" លោក (គឺអ្នក អធិប្បាយ) បានថាខ្ញុំមិនបានចាំសម្តីព្រះអង្គ^{صلوات الله عليه والسلم} ច្បាស់លាស់ទេ ក្រៅពីសម្តីព្រះអង្គ^{صلوات الله عليه والسلم} ថា៖ "មួយ ចង្កោម (ឬមួយបាច់ ឬមួយកណ្តាប់ ឬមួយរបុំ) បន្ទាប់ពីមួយចង្កោមលុះអ្នកនោះរួច[ពីការប្រមូល ផល] ។" (الكافي 3 : 564 / 1)

٣/١٤١-١٣٥/٦ عَلِيُّ بْنُ إِبْرَاهِيمَ عَنْ أَبِيهِ عَنِ حَمَّادِ بْنِ عِيسَى عَنْ حَرِيرٍ عَنْ زُرَّازَةَ وَ مُحَمَّدِ بْنِ مُسْلِمٍ وَ أَبِي بَصِيرٍ عَنْ أَبِي جَعْفَرٍ (عليه السلام) فِي قَوْلِ اللَّهِ عَزَّ وَ جَلَّ وَ أَنْتَا حَقَّهُ يَوْمَ حَصَادِهِ فَقَالُوا جَمِيعًا قَالَ أَبُو جَعْفَرٍ (عليه السلام) هَذَا مِنَ الصَّدَقَةِ يُعْطِي الْمَسْكِينِ الْقُبْضَةَ بَعْدَ الْقُبْضَةِ وَ مِنَ الْجَدَادِ الْحَفْنَةَ بَعْدَ الْحَفْنَةِ حَتَّى يُفْرَغَ وَ يُعْطِي الْحَارِسَ أَجْرًا مَعْلُومًا وَ يَتْرُكُ مِنَ النَّحْلِ مَعَى فَأْرَةً وَ أُمَّ جُجُورٍ وَ يَتْرُكُ لِلْحَارِسِ يَكُونُ فِي الْحَائِطِ الْعَدْتُ وَ الْعَدْقَانِ وَ الثَّلَاثَةُ لِحِفْظِهِ إِيَّاهُ. (الكافي - الجزء : ٣ صفحة : ٥٦٥ حديث : ٢)

6/135-141/3 អាលី ប៊ិន អ៊ីបរីហ្វីម បានរាយការណ៍តមកពីឪពុកលោក តមកពី ហ្កាម៉ាដូ ប៊ិន អ៊ីសា ត មកពី ហ្ការីស្ទ តមកពី ស្ទីរ៉េត្ត, មូហ្កាម៉ាដូ ប៊ិន មុស្តីម និងអាហ្វិ បាស្ទៀរដែលបានតំណាលតមកពី អាហ្វិ យ៉ាកុំហ្ការ^{صلوات الله عليه والسلم} អំពីព្រះបន្ទូលអស់ឡោះហ្ន៎^{عجل} [៦:១៤១] ចូរពួកអ្នកបរិច្ចាគពន្ធរបស់វាថ្ងៃដែលពួក អ្នកប្រមូលផល ។ លោកទាំងអស់គ្នាបានថាអាហ្វិ យ៉ាកុំហ្ការ^{صلوات الله عليه والسلم} មានវចនៈថា៖ "នេះគឺទានឲ្យទៅជន ក្រីក្រ មួយចង្កោមបន្ទាប់មួយចង្កោម (ឬមួយរបុំ) និងផ្លែឈើមួយក្តាប់បន្ទាប់មួយក្តាប់ ទាល់តែបុគ្គល នោះរួច (គឺរួចពីការប្រមូលផល គឺបេះផ្លែអស់ពីដើម) ។ រីឯឆ្នាំមានរង្វាន់មួយកំណត់ដែលត្រូវទុកឲ្យគាត់ ពីដើមឈើនោះ ។ មិនរាប់បញ្ចូលគឺ ដើមលម្អើ ម៉ាអ្កាហ្ការ៉េត្ត និង អ៊ូម យ៉ាកុំរ៉ូរ ។ ដើមឈើមួយដើម ឬ ពីរដើម ឬបីដើម ត្រូវទុកឲ្យឆ្នាំព្រោះអ្នកនោះបានយាម ។" (الكافي 3 : 565 / 2)

٤/١٤١-١٣٥/٦ عَنْ عَبْدِ اللَّهِ بْنِ سِنَانٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: سَأَلْتُهُ عَنْ قَوْلِهِ: ﴿وَ أَنْتَا حَقَّهُ يَوْمَ حَصَادِهِ﴾. قَالَ: «أَعْطِهِ مَنْ حَصَرَكَ مِنَ الْمُسْلِمِينَ، وَ إِنْ لَمْ يَحْضُرْكَ إِلَّا مُشْرِكٌ فَأَعْطِهِ». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٨٥ الحديث : ٩٩ / ٣٦٧٥ ، تفسير العياشي - الجزء : ١ صفحة : ٣٧٧ الحديث : ١٠٠)**

6/135-141/4 អ្កប់ខុលឡោះហ្ន៎ ប៊ិន ស៊ីណាន បានរាយការណ៍តមកពី អាហ្វិ អ្កប់ខុលឡោះហ្ន៎^{صلوات الله عليه والسلم} ថាខ្ញុំបានសួរព្រះអង្គ^{صلوات الله عليه والسلم} អំពីព្រះបន្ទូលអស់ឡោះហ្ន៎^{عجل} [៦:១៤១] ចូរពួកអ្នកបរិច្ចាគពន្ធរបស់វាថ្ងៃដែល ពួកអ្នកប្រមូលផល ។ ព្រះអង្គ^{صلوات الله عليه والسلم} មានវចនៈថា៖ "ឲ្យទៅពួកមុស្តីមដែលមាននៅជាមួយលោក ។ បើពុំ

មានពួកមុស្លីមនៅជាមួយលោកទេ មានតែពួកពហុទេពនិយមប៉ុណ្ណោះ ចូរឲ្យទៅពួកគេ ។"

(تفسير العياشي 1 : 377 / 100)

6/135-141/5 មូហាំម៉ាដ្ឋ ប៊ីន មុស្លីម បានរាយការណ៍តមកពី អាឡិ យ៉ាក្កូហ្គារ^{صلوات الله عليه والسلام} ដែលមានវចនៈថា៖
"ចូរកុំប្រមូលផលនិងបញ្ចូលទឹក[ក្នុងស្រែចម្ការ]ពេលយប់ ។ អស់ឡោះហ្គ្រីហ្គា^{رحمته}មានព្រះរាជបន្ទូលថា៖
[៦:១៤១] ចូរពួកអ្នកបរិច្ចាគពន្ធរបស់វាថ្ងៃដែលពួកអ្នកប្រមូលផល ។ ចូរពួកអ្នកកុំខ្លះខ្លាយ
អស់ឡោះហ្គ្រីមិនសព្វព្រះហឫទ័យបណ្តាអ្នកខ្លះខ្លាយទេ គឺបុគ្គលអាន់ស្វាវនេះមួយ" ព្រះអង្គ^{صلوات الله عليه والسلام}
បានប្រាប់ឈ្មោះបុគ្គលនោះ៖ "បុគ្គលនោះមានចម្ការ ។ ពេលគាត់ប្រមូលផល គាត់បានដាក់ផលទាំង
អស់នោះជាទាន មិនសល់អ្វីសម្រាប់ខ្លួនគាត់និងគ្រួសារគាត់ទេ ។ ដូច្នោះអស់ឡោះហ្គ្រីបានចាត់ទុក
ទង្វើនេះជាទង្វើខ្លះខ្លាយ ។" (تفسير العياشي 1 : 379 / 105)

6/135-141/6 មូហាំម៉ាដ្ឋ ប៊ីន មុស្លីម បានរាយការណ៍តមកពី អាឡិ បាស្រៀរ តមកពី អាឡិ អ្នកប្រមូលឡោះហ្គ្រី^{صلوات الله عليه والسلام} ដែលមាន
វចនៈថា៖ "ចូរកុំបេះ[ផ្លែឈើ]ពេលយប់ ចូរកុំប្រមូលផលពេលយប់ ចូរកុំសំឡែង[សត្វពលីកម្ម]ពេល
យប់ ចូរកុំសាបព្រោះពេលយប់ ពីព្រោះ បើលោកធ្វើដូច្នោះអ្នក ក្តីនិម្ម (អ្នកដែលយកអ្វីស្រេចតែគេឲ្យ
មកខ្លួន) និងអ្នក មុម្ពីតារ (ស្នូមដែលសូមគេតាមចិត្តចង់បាន) នឹងមិនមករកលោកទេ ។" ខ្ញុំបានទូលថា៖
"អ្វី អាល់-ក្តីនិម្ម? អ្វី អាល់-មុម្ពីតារ?" ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "អាល់-ក្តីនិម្ម គឺអ្នកដែលពេញចិត្ត
នឹងអ្វីដែលគេឲ្យមកខ្លួន ។ អាល់-មុម្ពីតារ (ស្នូម) គឺអ្នកដែលមកជួបលោក ហើយសូមលោក ។ បើលោក
ប្រមូលផលពេលយប់ គេនឹងមិនមករកលោកទេ ។ នេះគឺន័យរបស់ព្រះរាជបន្ទូលអស់ឡោះហ្គ្រី^{رحمته}
[៦:១៤១] ចូរពួកអ្នកបរិច្ចាគពន្ធរបស់វាថ្ងៃដែលពួកអ្នកប្រមូលផល ។ មានន័យថាមួយចង្កោមបន្ទាប់
មួយចង្កោមពេលប្រមូលផល ។ ពេលអស់ មួយក្តាប់បន្ទាប់មួយក្តាប់ ។ ដូចនេះដែរពេលបេះ[ផ្លែ
ឈើ] ។ ដូចនេះដែរពេលសាបព្រោះ ។ ចូរកុំសាបព្រោះពេលយប់ព្រោះលោកនឹងឲ្យគ្រាប់ពូជដូច
លោកឲ្យផលិតផលដែរ ។" (الكافي 3 : 565 / 3)

6/135-141/7 មូហាំម៉ាដ្ឋ ប៊ីន មុស្លីម បានរាយការណ៍តមកពី អាឡិ អ៊ីប្រាហ្គា^{صلوات الله عليه والسلام} ដែលមាន
វចនៈថា៖ "ចូរកុំបេះ[ផ្លែឈើ]ពេលយប់ ចូរកុំប្រមូលផលពេលយប់ ចូរកុំសំឡែង[សត្វពលីកម្ម]ពេល
យប់ ចូរកុំសាបព្រោះពេលយប់ ពីព្រោះ បើលោកធ្វើដូច្នោះអ្នក ក្តីនិម្ម (អ្នកដែលយកអ្វីស្រេចតែគេឲ្យ
មកខ្លួន) និងអ្នក មុម្ពីតារ (ស្នូមដែលសូមគេតាមចិត្តចង់បាន) នឹងមិនមករកលោកទេ ។" ខ្ញុំបានទូលថា៖
"អ្វី អាល់-ក្តីនិម្ម? អ្វី អាល់-មុម្ពីតារ?" ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "អាល់-ក្តីនិម្ម គឺអ្នកដែលពេញចិត្ត
នឹងអ្វីដែលគេឲ្យមកខ្លួន ។ អាល់-មុម្ពីតារ (ស្នូម) គឺអ្នកដែលមកជួបលោក ហើយសូមលោក ។ បើលោក
ប្រមូលផលពេលយប់ គេនឹងមិនមករកលោកទេ ។ នេះគឺន័យរបស់ព្រះរាជបន្ទូលអស់ឡោះហ្គ្រី^{رحمته}
[៦:១៤១] ចូរពួកអ្នកបរិច្ចាគពន្ធរបស់វាថ្ងៃដែលពួកអ្នកប្រមូលផល ។ មានន័យថាមួយចង្កោមបន្ទាប់
មួយចង្កោមពេលប្រមូលផល ។ ពេលអស់ មួយក្តាប់បន្ទាប់មួយក្តាប់ ។ ដូចនេះដែរពេលបេះ[ផ្លែ
ឈើ] ។ ដូចនេះដែរពេលសាបព្រោះ ។ ចូរកុំសាបព្រោះពេលយប់ព្រោះលោកនឹងឲ្យគ្រាប់ពូជដូច
លោកឲ្យផលិតផលដែរ ។" (الكافي 3 : 565 / 3)

إِذَا وَقَعَ فِي الصَّاعِ، الْعَشْرَ وَ نِصْفَ الْعَشْرِ». (الكافي - الجزء : ٣ صفحة : ٥٦٥ حديث : ٤)

*6/135-141/7 [...] វាយការណ៍ អាច្និ ម៉ារយ៉ា តមកពី អាច្និ អាប់ខុលឡោះហ្វា^{صلوات الله عليه والسلام} អំពីព្រះបន្ទូល អល់ឡោះហ្វា^{صلوات الله عليه والسلام} [៦:១៤១] ចូរពួកអ្នកបរិច្ចាគពន្ធរបស់វាថ្ងៃដែលពួកអ្នកប្រមូលផល ។ ព្រះអង្គ^{صلوات الله عليه والسلام} មាន វចនៈថា៖ "លោកគប្បីឲ្យទៅជនក្រីក្រក្នុងថ្ងៃដែលលោកប្រមូលផល (ថ្ងៃច្រូតកាត់ឬបេះផ្លែ) មួយរូប ។ ពេលវាធ្លាក់លើកន្លែងបោកបែន ហើយពេលគេវាល់ [ចូរឲ្យ]មួយភាគដប់និងកន្លះមួយភាគដប់ (គឺមួយ ភាគម្ភៃ) ។" (الكافي 3: 4/565) 1"

وَمِنَ الْأَنْعَمِ حَمُولَةً وَفَرْشًا كَلُوا مِمَّا رَزَقَكُمُ اللَّهُ وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ ﴿١٤٢﴾
១៤២. [អល់ឡោះហ្វាបានបង្កើត]សត្វចិញ្ចឹមខ្លះសម្រាប់ផ្ទុកដឹកជញ្ជូន ខ្លះទៀតសម្រាប់សំឡែង (គឺ បរិភោគសាច់) ។ ចូរពួកអ្នកបរិភោគអ្វីដែលអល់ឡោះហ្វាបានប្រទានឲ្យពួកអ្នក ចូរពួកអ្នកកុំដើរតាម គន្លងស្នែកស្នូល ។ វាជាសត្រូវចេញមុខរបស់ពួកអ្នក ។

ثَمَنِيَّةٌ أَزْوَاجٌ مِنَ الضَّانِّ اثْنَيْنِ وَمِنَ الْمَعْزِ اثْنَيْنِ ۖ قُلْ ءَالِدَ كَرِيمٍ حَرَّمَ أُمَّ الْأَنْثَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامٌ الْأَنْثَيْنِ ۖ تَبَشُّونِي بِعِلْمٍ إِنْ كُنْتُمْ صَادِقِينَ ﴿١٤٣﴾
១៤៣. [អល់ឡោះហ្វាអនុញ្ញាតឲ្យបរិភោគសាច់សត្វ]ប្រាំបីគូ គឺ៖ សត្វចៀមពីរ[គូ] សត្វពៃពីរ[គូ] ។ ចូរ អ្នកថា៖ "តើព្រះអង្គបានដាក់បញ្ញត្តិហាម[សាច់]សត្វឈ្មោលទាំងពីរបួសត្វញីទាំងពីរ ឬអ្វីដែលនៅក្នុង ស្បូនរបស់សត្វញីទាំងពីរទេ ? ចូរអស់លោកអធិប្បាយប្រាប់ខ្ញុំដោយមានហេតុផលផង បើអស់លោក ជាអ្នកត្រឹមត្រូវ ។"

وَمِنَ الْإِبِلِ اثْنَيْنِ وَمِنَ الْبَقَرِ اثْنَيْنِ ۖ قُلْ ءَالِدَ كَرِيمٍ حَرَّمَ أُمَّ الْأَنْثَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامٌ الْأَنْثَيْنِ ۖ تَبَشُّونِي بِعِلْمٍ إِنْ كُنْتُمْ صَادِقِينَ ﴿١٤٤﴾
១៤៤. សត្វអូដូពីរ[គូ]និងសត្វគោពីរ[គូ] ។ ចូរអ្នកថា៖ "តើព្រះអង្គបានដាក់បញ្ញត្តិហាមសត្វឈ្មោល ទាំងពីរ ឬសត្វញីទាំងពីរ ឬអ្វីដែលមាននៅក្នុងស្បូនសត្វញីទាំងពីរទេ ? ឬមួយអស់លោកជាសាក្សី កាលដែលអល់ឡោះហ្វាបានបង្គាប់ឲ្យអស់លោកធ្វើដូច្នេះ ?" អ្នកណាទៅដែលទុច្ចរិតជាបុគ្គលដែល ប្រព្រឹត្តប្រការមុសាដាក់អល់ឡោះហ្វាដើម្បីធ្វើឲ្យមនុស្សរង្វេងដោយគ្មានការចេះដឹង ? អល់ឡោះហ្វាមិន ដឹកនាំ ជនទុច្ចរិតទេ ។

អធិប្បាយអាយ៉ាស៊ី ១៤២-១៤៤

١/١٤٤-١٤٢/٦ مُحَمَّدُ بْنُ أَبِي عَبْدِ اللَّهِ عَنْ مُحَمَّدِ بْنِ الْحُسَيْنِ عَنْ مُحَمَّدِ بْنِ سِنَانٍ عَنْ إِسْمَاعِيلَ الْجَعْفِيِّ وَعَبْدِ الْكَرِيمِ بْنِ عَمْرٍو وَعَبْدِ الْحَمِيدِ بْنِ أَبِي الدَّيْلَمِ عَنْ أَبِي عَبْدِ اللَّهِ (عليه السلام) قَالَ حَمَلُ نُوحٍ (عليه السلام) فِي السَّفِينَةِ الْأَزْوَاجَ الثَّمَانِيَةَ الَّتِي قَالَ اللَّهُ عَزَّ وَ جَلَّ ﴿ثَمَانِيَةَ أَزْوَاجٍ مِنَ الضَّانِّ اثْنَيْنِ وَ مِنَ الْمَعْزِ اثْنَيْنِ وَ مِنَ الْإِبِلِ اثْنَيْنِ وَ مِنَ الْبَقَرِ اثْنَيْنِ﴾ فَكَانَ مِنَ الضَّانِّ اثْنَيْنِ: زَوْجٌ دَاجِنَةٌ يُرَبِّيهَا النَّاسُ، وَ الزَّوْجُ الْآخَرُ الضَّانُّ الَّتِي تَكُونُ فِي الْجِبَالِ الْوَحْشِيَّةِ، أَحَلَّ لَهُمْ صَيْدُهَا، وَ مِنَ الْمَعْزِ اثْنَيْنِ: زَوْجٌ دَاجِنَةٌ يُرَبِّيهَا النَّاسُ وَ الزَّوْجُ

الْأَخْرُ الطَّيِّبِ الَّتِي تَكُونُ فِي الْمَقَاوِزِ، وَ مِنَ الْإِبِلِ اثْنَيْنِ الْبَحَائِطِ، وَ الْعَرَابِ، وَ مِنَ الْبَقَرِ اثْنَيْنِ: زَوْجٌ دَاجِنَةٌ لِلنَّاسِ، وَ الزَّوْجُ الْآخَرُ الْبَقَرُ الْوَحْشِيَّةُ، وَ كُلُّ طَيْرٍ طَيِّبٍ: وَحْشِيٌّ أَوْ إِنْسِيٌّ، ثُمَّ عَرَفَتِ الْأَرْضُ. (الكافي- الجزء : ٨ : صفحة : ٢٨٤ : حديث : ٤٢٧)

6/142-144/1 មូហាំម៉ាដ្ច ប៊ិន អាឌី អាប់ខុលឡោះហ្គាំ រាយការណ៍តមកពី មូហាំម៉ាដ្ច ប៊ិន អាល់-ហ្គ្រីសែន តមកពី មូហាំម៉ាដ្ច ប៊ិន ស៊ីណាន តមកពី អ៊ីសម៉ាអ៊ីល អាល់-យុអ៊ីហ្គី, អាប់ខុល ការីម ប៊ិន អ៊ុរ និង អាប់ខុល ហ្គាមីដ្ច ប៊ិន អាឌី អាល់-ដៃឡាមី ដែលបានតំណាលថា អាឌី អាប់ខុលឡោះហ្គាំ^{صلوات الله عليه والسلام} មាន រចនៈថា: "នុះហ្គាំ^{صلوات الله عليه والسلام} បានដឹកលើសំពៅព្រះអង្គ^{صلوات الله عليه والسلام} ប្រាំបីគូ ដែលអល់ឡោះហ្គាំ^{صلوات الله عليه والسلام} បានចែងថា: [៦:១៤៣] ប្រាំបីគូ គឺ: សត្វចៀមពីរ[គូ] សត្វពពែពីរ[គូ] ។... [៦:១៤៤] សត្វអូដ្ចពីរ[គូ]និងសត្វគោពីរ [គូ] ។" គូចៀម គឺចៀមស្រុកពីរដែលគេចិញ្ចឹម ។ មួយគូទៀតជាចៀមភ្នំ គឺចៀមព្រៃដែលច្បាប់អនុញ្ញាត ឲ្យបរិច្ចាគបាន ។ ចំណែកឯគូពពែ មួយគូជាពពែស្រុកដែលមនុស្សចិញ្ចឹម ។ ឯមួយគូទៀតជារមាំង ដែលឃើញមាននៅក្នុងព្រៃ ។ រីឯពួកសត្វអូដ្ច មាន អាល់-ហ្គ្រីដ្ច ពីរនិង[អូដ្ច]អារ៉ាប់ ។ ចំណែកឯសត្វគោ មួយគូជាគោស្រុកសម្រាប់ប្រជារាស្ត្រ មួយគូទៀតជាគោព្រៃ ។ មានសត្វស្លាបល្អៗគ្រប់ប្រភេទសត្វព្រៃ ឬសត្វស្រុក ។ បន្ទាប់មកដែនដីត្រូវលិចទឹក ។" (الكافي : 8 : 427 / 284) 11:40-43

١٤٢/٦-١/٤٤٤ ٢/علي بن إبراهيم عن أبيه عن إبراهيم بن محمد عن السلمي عن داود الرقي قال سألي بعض الخوارج عن هذه الآية من الضأن اثنتين ومن المعز اثنتين قل الذكركن حرم أم الأثنتين ومن الإبل اثنتين ومن البقر اثنتين ما الذي أحل الله من ذلك وما الذي حرم فلم يكن عندي شيء

6/142-144/2 [...] ផ្លាវុដ្ច អាល់-រីគ្វីបានរាយការណ៍ថាអ្នកខំរ៉ាវីច្នៃម្នាក់បានសួរខ្ញុំអំពីអាយ៉ាស្តុ [៦:១៤៣] ប្រាំបីគូ គឺ: សត្វចៀមពីរ[គូ] សត្វពពែពីរ[គូ] ។ ចូរអ្នកថា: "តើព្រះអង្គបានដាក់បញ្ញត្តិហាម [សាច់]សត្វឈ្មោលទាំងពីរបួសត្វញីទាំងពីរ... [៦:១៤៤] សត្វអូដ្ចពីរ[គូ]និងសត្វគោពីរ[គូ] ។ តើ អល់ឡោះហ្គាំ^{صلوات الله عليه والسلام} អនុញ្ញាតឲ្យបរិភោគសត្វណា តើព្រះអង្គ^{صلوات الله عليه والسلام} ហាមបរិភោគសត្វណាក្នុងចំណោម សត្វ ទាំងនេះ ?" តែខ្ញុំមិនមានអ្វីឆ្លើយគាត់ទេ ។

فَدَخَلْتُ عَلَى أَبِي عَبْدِ اللَّهِ (عليه السلام) وَ أَنَا حَاجٌّ فَأَخْبَرْتُهُ بِمَا كَانَ فَقَالَ إِنَّ اللَّهَ عَزَّ وَ جَلَّ أَحَلَّ فِي الْأُضْحِيَّةِ بِمَعْنَى الضَّأْنِ وَ الْمَعَزِ الْأَهْلِيَّةَ وَ حَرَّمَ أَنْ يُضْحَى بِالْجَبَلِيَّةِ وَ أَمَّا قَوْلُهُ وَ مِنَ الْإِبِلِ اثْنَيْنِ وَ مِنَ الْبَقَرِ اثْنَيْنِ فَإِنَّ اللَّهَ تَبَارَكَ وَ تَعَالَى أَحَلَّ فِي الْأُضْحِيَّةِ الْإِبِلَ الْعَرَابَ وَ حَرَّمَ فِيهَا الْبَحَائِطِ وَ أَحَلَّ الْبَقَرَ الْأَهْلِيَّةَ أَنْ يُضْحَى بِهَا وَ حَرَّمَ الْجَبَلِيَّةَ

ខ្ញុំក៏បានទៅរកអាឌី អាប់ខុលឡោះហ្គាំ^{صلوات الله عليه والسلام} នៅពេលបំពេញពិធីហ្គាច្ច ។ ខ្ញុំបានប្រាប់ព្រះអង្គ^{صلوات الله عليه والسلام} ឲ្យ ប្រាប់រឿងនេះ ព្រះអង្គ^{صلوات الله عليه والسلام} មានរចនៈថា: "អល់ឡោះហ្គាំ^{صلوات الله عليه والسلام} អនុញ្ញាតឲ្យធ្វើពលីកម្មនៅឯមីណានុរសត្វ ចៀមនិងសត្វពពែចិញ្ចឹម ។ ព្រះអង្គ^{صلوات الله عليه والسلام} ហាមយកសត្វពពែព្រៃក្នុងមកធ្វើពលីកម្ម ។ រីឯព្រះបន្ទូល អល់ឡោះហ្គាំ^{صلوات الله عليه والسلام} [៦:១៤៤] សត្វអូដ្ចពីរ[គូ]និងសត្វគោពីរ[គូ] ។ អល់ឡោះហ្គាំ^{صلوات الله عليه والسلام} អនុញ្ញាតឲ្យយកសត្វអូដ្ច អ៊ីរ៉បមកធ្វើពលីកម្មបាន ព្រះអង្គ^{صلوات الله عليه والسلام} ហាមយកសត្វអូដ្ចហ្គ្រីដ្ចមកធ្វើពលីកម្ម ។ ព្រះអង្គ^{صلوات الله عليه والسلام} អនុញ្ញាតឲ្យយក សត្វគោចិញ្ចឹមមកធ្វើពលីកម្មបាន ព្រះអង្គ^{صلوات الله عليه والسلام} ហាមយកសត្វគោព្រៃមកធ្វើពលីកម្ម ។

فَانصَرَفْتُ إِلَى الرَّجُلِ فَأَخْبَرْتُهُ بِهَذَا الْجَوَابِ فَقَالَ هَذَا شَيْءٌ حَمَلْتُهُ الْإِبِلُ مِنَ الْحِجَازِ. (الكافي- الجزء : ٤ : صفحة : ٤٩٢ : حديث : (١٧)

ខ្ញុំក៏បានយកចម្លើយនេះទៅប្រាប់បុរសនោះ ។ បុរសនោះថា: "នេះគឺអ្វីដែលអូដ្ចដឹកមកពីតំបន់អាល់-ហ្គ្រីយ៉ាស្តុ (មានន័យថានេះមិនមែនចម្លើយរបស់លោកទេ តែវាមកពីតំបន់អាល់-ហ្គ្រីយ៉ាស្តុ) ។"

(الكافي 4 : 17 / 492)

قُلْ لَا أَجِدُ فِي مَا أُوحِيَ إِلَيَّ مُحَرَّمًا عَلَى طَاعِمٍ يَطْعَمُهُ إِلَّا أَنْ يَكُونَ مَيْتَةً أَوْ دَمًا مَسْفُوحًا أَوْ لَحْمَ خِنْزِيرٍ فَإِنَّهُ رِجْسٌ أَوْ فِسْقًا أُهْلِلَ لِغَيْرِ اللَّهِ بِهِ فَمَنْ أَضْطَرَّ غَيْرِ بَاغٍ وَلَا عَادٍ فَإِنَّ رَبَّكَ غَفُورٌ رَحِيمٌ ﴿١٥٥﴾

១៤៥. ចូរអ្នកថា៖ "ខ្ញុំមិនឃើញមាននៅក្នុងអ្វីដែលគេបានបើកឲ្យខ្ញុំដឹងនោះនូវការហាមបរិភោគលើអ្នកបរិភោគទេ រៀបរយតែអ្វីដែលស្លាប់ ឬឈាមហូរ ឬសាច់ជ្រូក ព្រោះវាស្មោកគ្រោកឬជាប្រការបំពានបំពានដោយបានសូត្រផ្សេងពី[ព្រះនាម]អស់ឡោះហ្ន៎ទៅលើអ្វីនោះ ។" តែអ្នកណាត្រូវបង្ខំឲ្យបរិភោគជាចាំបាច់]ដោយពុំមានចេតនាទេ ដោយមិនបង្ខំប្រព្រឹត្តបំពានទេ ម្ចាស់អ្នកទ្រង់អត់ឱនទោស ព្រះអង្គមានព្រះមេត្តាករុណាប្រណី ។

អធិប្បាយអាយ៉ាស់ ១៤៥

١/١٤٥/٦ الشَّيْخُ: بِإِسْنَادِهِ، عَنِ الْحُسَيْنِ بْنِ سَعِيدٍ، عَنِ مُحَمَّدِ بْنِ أَبِي عُمَيْرٍ، عَنِ ابْنِ أُذَيْنَةَ، عَنِ زُرَّارَةَ، قَالَ: سَأَلْتُ أَبَا جَعْفَرٍ (عَلَيْهِ السَّلَامُ) عَنِ الْحَرْبِ، فَقَالَ: «وَمَا الْحَرْبُ؟» فَتَعَنَّتْ لَهُ، فَقَالَ: «قُلْ لَا أَجِدُ فِي مَا أُوحِيَ إِلَيَّ مُحَرَّمًا عَلَى طَاعِمٍ يَطْعَمُهُ» إِلَى آخِرِ الْآيَةِ. ثُمَّ قَالَ: «لَمْ يُحَرِّمِ اللَّهُ تَعَالَى شَيْئًا مِنَ الْحَيَوَانَ فِي الْقُرْآنِ إِلَّا الْخِنْزِيرَ بَعِيْنِهِ، وَ يُكْرَهُ كُلُّ شَيْءٍ مِنَ الْبَحْرِ لَيْسَ لَهُ قَشْرٌ مِثْلُ الْوَرَقِ، وَ لَيْسَ بِحَرَامٍ وَ إِنَّمَا هُوَ مَكْرُوهٌ». (البرهان في تفسير القرآن - الجزء ٢ : صفحة : ٤٩٠ الحديث : ٩٩ / ٣٧٠٨ ، التهذيب - الجزء : ٩ صفحة : ١٥ الحديث : ٥)**

6/145/1 [...]សូរ្យវិញ្ញាណកថាបានថាខ្ញុំបានសួរ អាចូ អាចូ យ៉ាកុំហ្វារ^{صلوات الله عليه والسلا}អំពី អាល-យៀវីស្ទ (ត្រីឥតស្រកា) ។ ព្រះអង្គ^{صلوات الله عليه والسلا}បានសួរថា៖ "អ្វីទៅអាល-យៀវីស្ទ?" ខ្ញុំក៏បានរៀបរាប់ប្រាប់ព្រះអង្គ^{صلوات الله عليه والسلا} ។ ព្រះអង្គ^{صلوات الله عليه والسلا}មានវចនៈថា៖ [៦:១៤៥] ខ្ញុំមិនឃើញមាននៅក្នុងអ្វីដែលគេបានបើកឲ្យខ្ញុំដឹងនោះនូវការហាមបរិភោគលើអ្នកបរិភោគទេ" លុះចប់អាយ៉ាស់ ។ បន្ទាប់មកព្រះអង្គ^{صلوات الله عليه والسلا}មានវចនៈថា៖ "អស់ឡោះហ្ន៎ទៅលើអ្វីនោះ ។" មិនហាមនៅក្នុងតួអាននូវសត្វអ្វីទេ លើកលែងតែសត្វជ្រូកជាពិសេស ហើយព្រះអង្គ^{صلوات الله عليه والسلا}មិនចូលចិត្តសព្វសារពើដែលមកពីក្នុងសមុទ្រ (គឺត្រី) ដែលពុំមានស្បែក (គឺស្រកា) ព្រោះវាដូចក្រដាស ។ គេមិនហាមវាទេ ប៉ុន្តែគេមិនចូលចិត្តវា (مَكْرُوهٌ) ។" (15 / 5 : 9) (التهذيب : 9 / 15)

٢/١٤٥/٦ وَ عَنْهُ: بِإِسْنَادِهِ عَنِ الْحُسَيْنِ بْنِ سَعِيدٍ، عَنِ عَبْدِ الرَّحْمَنِ بْنِ أَبِي نَجْرَانَ، عَنِ عَاصِمِ بْنِ حُمَيْدٍ، عَنِ مُحَمَّدِ بْنِ مُسْلِمٍ، قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) عَنِ الْجَرِي، وَ الْمَازْمَاهِي، وَ الرِّمِيِّ، وَ مَا لَيْسَ لَهُ قَشْرٌ مِنَ السَّمَكِ، حَرَامٌ هُوَ؟ 6/145/2 [...] មូហ្គាំម៉ាដូ ប៊ីន មុស្លីម បានថាខ្ញុំបានសួរ អាចូ អាចូ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلا}អំពីត្រីសមុទ្រមួយបែប (អង្កើសហៅថា sea bass បារាំងហៅថា bar អាវ៉ាបហៅថា الجَرِي) អន្ទង់ (المار) ត្រី រឹមរឹម និងត្រីគ្មានស្រកា ថាតើត្រូវហាមទេ ?

فَقَالَ لِي: «يَا مُحَمَّدُ، أَفَرَأَيْتَ هَذِهِ الْآيَةَ الَّتِي فِي الْأَنْعَامِ: «قُلْ لَا أَجِدُ فِي مَا أُوحِيَ إِلَيَّ مُحَرَّمًا»... قَالَ: فَفَرَأَيْتَ حَتَّى فَرَعْتَ مِنْهَا، فَقَالَ: «إِنَّمَا الْحَرَامُ مَا حَرَّمَ اللَّهُ وَ رَسُولُهُ فِي كِتَابِهِ، وَ لَكِنَّهُمْ قَدْ كَانُوا يَعْأَفُونَ أَشْيَاءَ فَتَحْنُ نَعَافُهَا». (البرهان في تفسير القرآن - الجزء ١ - الجزء : ٢ : صفحة : ٤٩٠ الحديث : ٩٩ / ٣٧٠٩ ، التهذيب - الجزء : ٩ : صفحة : ١٦ الحديث : ٦)**

ព្រះអង្គ^{صلوات الله عليه والسلا}បានប្រាប់ខ្ញុំថា៖ "មូហ្គាំម៉ាដូអើយ ! ចូរសូត្រអាយ៉ាស់នេះនៅក្នុងសូរ្យវិញ្ញាណកថា អាល-អាស៊ីហ្គ

[៦:១៤៥] ខ្ញុំមិនឃើញមាននៅក្នុងអ្វីដែលគេបានបើកឲ្យខ្ញុំដឹងនោះនូវការហាមបរិភោគលើអ្នកបរិភោគទេ ។" ខ្ញុំក៏បានសូត្រអាយ៉ាស៊ីនេះលុះចប់ ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "តែត្រូវហាមនោះគឺអ្វីដែលអស់ឡោះហ្ន៎^{عجل}បានហាមនៅក្នុងព្រះគម្ពីរព្រះអង្គ^{عجل} និងព្រះសាស្តា^{صلوات الله عليه وآله} ព្រះអង្គ^{عليه وآله} ។ តែពួកគេតែងតែអនុលោមរឿង[ខ្លះ] យើង^{عليهم}ក៏អនុលោមរឿងខ្លះ[ដែរ] ។" (التهديب 9 : 6 / 16)

3/145/6 [...] فَقَدْتُ مِنْ بَنِي إِسْرَائِيلَ أُمَّتَانِ وَاحِدَةً فِي الْبَحْرِ وَ أُخْرَى فِي الْبَرِّ فَلَا تَأْكُلُوا إِلَّا مَا عَرَفْتُمْ [...] (الخصال , ج 2 , ص 610)

6/145/3 [អ៊ីម៉ាអ៊ាលី^{صلوات الله عليه والسلام} មានវចនៈថា៖] ក្នុងចំណោមកូនចៅអ៊ីសរ៉ាអ៊ីល ពីរសហគមន៍បានបាត់បង់មួយសហគមន៍នៅក្នុងសមុទ្រ រីឯមួយសហគមន៍ទៀតបាត់ខ្លួននៅលើដីគោក ។ ដូច្នោះចូរអស់លោកបរិភោគតែអ្វី (សាច់) ដែលអស់លោកស្គាល់ដឹងច្បាស់ (គឺហ្ន៎ឡាស់) ។ (الخصال : 2 : 610)

*6/145/4 អាល់-អ៊ែយ៉ាស៊ី រាយការណ៍តមកពី ហ្ន៎រីស តមកពី អាហ្ន៎ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلام} ថាខ្ញុំបានសួរអំពីសត្វដែលស៊ីសត្វដទៃ អំពីសត្វព្រៃលុះដល់សត្វកាំប្រមា សត្វប្រចៀវ សត្វលា សេះទេស និងសេះ ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "មិនត្រូវហាមទេលើកលែងតែអ្វីដែលអស់ឡោះហ្ន៎^{عجل}ហាមនៅក្នុងព្រះគម្ពីរព្រះអង្គ^{عجل} និងអ្វីដែលរស្មីលុលឡោះហ្ន៎^{صلوات الله عليه وآله} ហាមកាលច្បាំងនៅឯខ្យងបារមិនឲ្យបរិភោគសាច់លាដើម្បីទុកវាសម្រាប់ដឹកជញ្ជូន ។ ពុំនោះទេសត្វលាមិនត្រូវហាមបរិភោគទេ ។"

و قَالَ: «افْرَأْ هَذِهِ آيَاتِ: ﴿قُلْ لَا أَجِدُ فِي مَا أُوحِيَ إِلَيَّ مُحَرَّمًا عَلَى طَاعِمٍ يَطْعَمُهُ إِلَّا أَنْ يَكُونَ مَيْتَةً أَوْ دَمًا مَسْفُوحًا أَوْ لَحْمَ خَنزِيرٍ فَإِنَّهُ رِجْسٌ أَوْ فِسْقًا أُهْلًا لِعَبْدٍ لَهِ يَهُ﴾» (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٤٩٠ الحديث : ٩٩ / ٣٧١٠ ، تفسير العياشي - الجزء : ١ صفحة : ٣٨٢ الحديث : ١١٨)

ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "ចូរសូត្រអាយ៉ាស៊ី [៦:១៤៥] ចូរអ្នកថា៖ "ខ្ញុំមិនឃើញមាននៅក្នុងអ្វីដែលគេបានបើកឲ្យខ្ញុំដឹងនោះនូវការហាមបរិភោគលើអ្នកបរិភោគទេ រៀបលែងតែអ្វីដែលស្លាប់ ឬឈាមហូរ ឬសាច់ជ្រូក ព្រោះវាស្លោកគ្រោកឬជាប្រការបំពានដោយបានសូត្រផ្សេងពី[ព្រះនាម]អស់ឡោះហ្ន៎ទៅលើអ្វីនោះ ។" (تفسير العياشي 1 : 382 / 118)

وَعَلَى الَّذِينَ هَادُوا حَرَّمْنَا كُلَّ ذِي ظُفْرٍ وَمِنَ الْبَقَرِ وَالْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَا إِلَّا مَا حَمَلَتْ ظُهُرُهُمَا أَوْ الْحَوَايَا أَوْ مَا اخْتَلَطَ بِعَظْمٍ ذَلِكَ جَزَيْنَهُمْ بِبِعْيِهِمْ وَإِنَّا لَصَدِيقُونَ ﴿١٦٦﴾

១៤៦. លើពួកយ៉ាហ្ន៎ខ្លះយើងបានហាម[ពួកគេបរិភោគ]សត្វណាដែលមានក្រចក យើងបានហាមខ្លាញ់គោនិងខ្លាញ់ចៀមលើពួកគេ រៀបលែងតែអ្វីដែលជាប់នឹងខ្នងឬគ្រឿងក្នុងឬអ្វីដែលលាយឡំជាមួយឆ្អឹង ។ យើងបានដាក់ទោសពួកគេដូច្នោះ ព្រោះពួកគេបានប្រទូសបះបោរ ។ យើងសច្ចៈត្រឹមត្រូវ ។

فَإِنْ كَذَّبُوكَ فَقُلْ رَبُّكُمْ ذُو رَحْمَةٍ وَسِعَةِ وَلَا يُرَدُّ بِأَسْهُوٍ عَنِ الْقَوْمِ الْمُجْرِمِينَ ﴿١٦٧﴾

១៤៧. បើពួកគេប្រមាថអ្នកថានិយាយមុសា ចូរអ្នកប្រាប់ពួកគេថា៖ "ម្ចាស់អស់លោកក្តាប់នូវព្រះមេត្តាធម៌ធំមហិមា តែព្រះពិរោធព្រះអង្គពុំត្រូវច្រានចេញពីជនឧក្រិដ្ឋទេ ។"

سَيَقُولُ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا أَشْرَكْنَا وَلَا آبَاؤُنَا وَلَا حَرَمْنَا مِنْ شَيْءٍ كَذَلِكَ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ حَتَّى ذَاقُوا بَأْسَنَا قُلْ هَلْ عِنْدَكُمْ مِنْ عِلْمٍ فَتُخْرِجُوهُ لَنَا إِنْ تَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ أَنْتُمْ إِلَّا تَخْرُصُونَ ﴿١٤٨﴾

១៤៨. បណ្តាអ្នកដែលហ៊ុនហាយ[ផ្អែបផ្អុំដៃគូជាមួយអស់ឡោះហ្មា គឺពួកពហុទេពនិយម]នឹងថា៖ "បើអស់ឡោះហ្មាមានព្រះបំណង យើងនឹងមិនហ៊ុនហាយ[ផ្អែបផ្អុំដៃគូជាមួយអស់ឡោះហ្មា]ទេ ដូនតាយើងក៏ដូច្នោះដែរ យើងក៏នឹងមិនហាមអ្វីឡើយ ។" បណ្តាជនមុនៗពួកគេបាននិយាយមុសាដូច្នោះឯង ទាល់តែពួកគេបានភ្ញាក់ព្រះពិរោធយើង ។ ចូរអ្នកប្រាប់ពួកគេថា៖ "តើអស់លោកមានការចេះដឹងទេ? [បើអស់លោកមានការចេះដឹងមែន] ចូរអស់លោកបង្ហាញវាឲ្យយើងឃើញ ។ អស់លោកធ្វើតាមតែការស្មានទេ អស់លោកបានតែប្រឌិតឡើងនូវប្រការមុសាទេ ។"

قُلْ فَلِلَّهِ الْحُجَّةُ الْبَلِيغَةُ فَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ ﴿١٤٩﴾

១៤៩. ចូរអ្នកថា៖ "ពាក្យសំអាងផ្តាច់ព្រ័ត្រនៅលើអស់ឡោះហ្មា ។ បើព្រះអង្គមានព្រះបំណងព្រះអង្គនឹងដឹកនាំអស់លោក[ដោយបង្ខំ] ។"

قُلْ هَلَمْ شُهَدَاءَكُمْ الَّذِينَ يَشْهَدُونَ أَنَّ اللَّهَ حَرَّمَ هَذَا فَإِنْ شَهِدُوا فَلَا تَشْهَدْ مَعَهُمْ وَلَا تَتَّبِعْ أَهْوَاءَ الَّذِينَ كَذَبُوا بَيَاتِنًا وَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَهُمْ يَرْبِّبُهُمْ يَعْدِلُونَ ﴿١٥٠﴾

១៥០. ចូរអ្នកប្រាប់ពួកគេថា៖ "ចូរអស់លោកនាំបណ្តាសាក្សីរបស់អស់លោកចុះដើម្បីបញ្ជាក់ថាអស់ឡោះហ្មាបានដាក់បញ្ញត្តិហាមអ្វីៗទាំងនេះមែន ។" [ម្ចាស់សាសា]អើយ! បើពួកគេធ្វើសាក្សី[កុហក] ចូរអ្នកកុំធ្វើសាក្សីជាមួយពួកគេ ចូរអ្នកកុំធ្វើតាមក្បាលចិត្តរបស់បណ្តាអ្នកដែលបដិសេធបណ្តាព្រះសញ្ញា[និងព្រះឱង្ការ]យើងនិងបណ្តាអ្នកដែលមិនជឿ[ថាមាន]លោកមុខ ដែលយកអ្វីផ្សេងមកប្រៀបធៀបស្មើនឹងម្ចាស់ពួកគេ ។

قُلْ تَعَالَوْا أَتْلُ مَا حَرَّمَ رَبِّي عَلَيْكُمْ أَلَّا تُشْرِكُوا بِهِ شَيْئًا وَبِالْوَالِدَيْنِ إِحْسَانًا وَلَا تَقْتُلُوا أَوْلَادَكُمْ مِمَّنْ إِمْلَقِ نَحْنُ نَرِزُقُكُمْ وَإِيَّاهُمْ وَلَا تَقْرَبُوا الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَّنَ وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ذَٰلِكُمْ وَصَّوْكُمْ بِهِ لَعَلَّكُمْ تَعْقِلُونَ ﴿١٥١﴾

១៥១. ចូរអ្នកថា៖ "អស់លោកចូរមកចុះ ខ្ញុំនឹងថ្លែងប្រាប់អស់លោកឲ្យជ្រាបអំពីអ្វីដែលម្ចាស់អស់លោកដាក់បញ្ញត្តិហាមលើអស់លោក គឺ៖ មិនឲ្យអស់លោកយកអ្វីផ្សេងសោះឡើយមកផ្អែបផ្អុំហ៊ុនហាយជាមួយអង្គ ឲ្យប្រព្រឹត្តល្អចំពោះបិតាមាតា មិនឲ្យអស់លោកសម្លាប់កូនឯងទេព្រោះតែខ្លាចក្រ" - យើងជាអ្នកផ្តាច់ផ្តងពួកអ្នកនិងពួកគេ - "ចូរកុំទៅជិតអំពើលាមក ទោះជាកំសែងក្តី បិទបាំងក្តី (គឺក្រៅនិងក្នុង) ចូរកុំសម្លាប់ជីវិតណាដែលអស់ឡោះហ្មាបានហាម (គឺកុំសម្លាប់មនុស្ស) រៀបលែងតែដោយស្របសិទ្ធិ (គឺស្របតាមច្បាប់អស់ឡោះហ្មា) ។ នេះគឺប្រការដែលអស់ឡោះហ្មាដាក់មកជាបញ្ហាលើអស់លោកដើម្បី

ثلاثة
ارباع
الحزب
١٥

នឹងឲ្យអស់លោកចេះពិចារណា ។"

អធិប្បាយអាយ៉ាស់ ១៤៦ - ១៥១

6/146-151/1 អាល់-អ៊ុយ៉ាស្តី បានរាយការណ៍តមកពី មូហាំម៉ាដ្ឋ អាល់-ហ្គាឡាបី តមកពី អាហ្វិ អាប់ខុលឡោះហ្គ័រ صلوات الله عليه والسلام ដែលមានវចនៈថា៖ "អល់ឡោះហ្គ័រហាមលើកូនចៅអ៊ីសរអ៊ីលអ៊ីដែលមាន ក្រចកនិងខ្លាញ់ [៦:១៤៦] រៀរលែងតែអ្វីដែលជាប់នឹងខ្នង ឬគ្រឿងក្នុង ឬអ្វីដែលលាយឡំជាមួយ អ្វីដ ។" (121 / 383 : 1) (تفسير العياشي)

6/146-151/2 អាល់-អ៊ុយ៉ាស្តី បានរាយការណ៍តមកពី អាល់-ហ្គ្លែសែនី តមកពី គ្លីលីប អាល់-គ្លីម្លី តមក ពី សាដៀរ តមកពី អាហ្វិ អាប់ខុលឡោះហ្គ័រ صلوات الله عليه والسلام ដែលមានវចនៈថា៖ "យើង عليهم السلام គឺ [៦:១៤៩] ពាក្យ សំអាងផ្តាច់ព្រ័ត្រ លើប្រជានិករក្រោមមេឃនិងលើដី ។" (122 / 383 : 1) (تفسير العياشي)

6/146-151/3 អាល់-អ៊ុយ៉ាស្តី បានរាយការណ៍តមកពី អាហ្វិ បាស្លៀរដែលបានតំណាលថាខ្ញុំបាន អង្គុយជុំជាមួយអាហ្វិ យ៉ាក្តូហ្គារ صلوات الله عليه والسلام ។ ព្រះអង្គ صلوات الله عليه والسلام ផ្អែកលើគ្រែកាលព្រះអង្គ صلوات الله عليه والسلام បានសូត្រអាយ៉ាស្តី ផ្តាច់ព្រ័ត្រដែលមិនត្រូវលើកចោលដោយអ្វីឡើយក្នុងសូរ៉េ: ៦ អាល់-អាស់អុំ ថា៖ "ទេវតាចិតសិបពាន់ អង្គហោហាម[អាយ៉ាស្តី] [៦:១៥១] ចូរអ្នកថា៖ "អស់លោកចូរមកចុះ ខ្ញុំនឹងថ្លែងប្រាប់អស់លោកឲ្យជ្រាប អំពីអ្វីដែលម្ចាស់អស់លោកដាក់បញ្ញត្តិហាមលើអស់លោក គឺ៖ មិនឲ្យអស់លោកយកអ្វីផ្សេងសោះ ឡើយមកផ្គូផ្គងហ៊ុហាយជាមួយអង្គ ។" (123 / 383 : 1) (تفسير العياشي)

6/146-151/4 អ៊ុរ ប៊ីន អាហ្វិ អាល់-មិក្លូដ្វា បានរាយការណ៍តមកពីឪពុកលោក តមកពី អាល់ صلوات الله عليه والسلام ប៊ីន អាល់-ហ្គ្លែសែនី صلوات الله عليه والسلام ដែលមានវចនៈថា៖ "[៦:១៥១] អំពើលាមក ទោះជាកំស្តែងក្តី បិទបាំងក្តី ។ ព្រះអង្គ

صلوات الله عليه والاسلام មានវចនៈថា៖ "ជាក់ស្តែង គឺរៀបការជាមួយម្តាយចុង ។ បិទបាំង គឺប្រការខុសច្បាប់ផ្លូវភេទ (ស៊ីណា) ។" (تفسير العياشي 1 : 124 / 383)

١٤٦/٦-١٥١/٥ وَ قَالَ عَلِيُّ بْنُ أَبِي طَالِبٍ عَلَيْهِ السَّلَامُ: سَمِعْتُ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ يَقُولُ: أَنَا وَ عَلِيٌّ أَبَوَا هَذِهِ الْأُمَّةِ، وَ لِحَقْمِنَا عَلَيْهِمْ أَعْظَمُ مِنْ حَقِّ آبَائِهِمْ، فَإِنَّا نُنْفِقُهُمْ - إِنْ أَطَاعُونَا - مِنَ النَّارِ إِلَى دَارِ الْقَرَارِ، وَ نُلْحِقُهُمْ مِنَ الْعُبُودِيَّةِ بِخِيَارِ الْأَحْرَارِ. (لتفسير المنسوب إلى الإمام العسكري عليه السلام , ج 1 , ص 330)

6/146-151/5 អាណិត ធីន អាច្ឆិ ភ្នំលិប្ប មានវចនៈថាខ្ញុំបានឮវិស្វលុលឡោះហ្ន៎ មានព្រះវចនៈថា៖ "ខ្ញុំ និងអាណិត ជាឪពុករបស់សហគមន៍នេះ ។ សិទ្ធិយើងខ្ពស់ជាងសិទ្ធិរបស់ឪពុកពួកគេ ដែលឲ្យកំណើតពួកគេ ព្រោះយើងសង្គ្រោះពួកគេដោយសារតែពួកគេស្តាប់បង្គាប់ ឲ្យរួចផុតពីភ្លើងនរក ស្រង់ពួកគេមកកាន់ស្ថានបរមសុខ យកពួកគេចេញពីទាសៈភាពមកនៅមួយបុគ្គលត្រឹមត្រូវដែលមានសេរីភាព ។" (التفسير العسكري عليه السلام 1 : 330)

١٤٦/٦-١٥١/٦ وَ عَنْهُ، عَنْ يَحْيَى بْنِ إِسْرَاهِيمَ بْنِ أَبِي الْبَلَادِ السُّلَمِيِّ، عَنْ أَبِيهِ، عَنْ جَدِّهِ، عَنْ أَبِي عَبْدِ اللَّهِ (عليه السلام) قَالَ: «لَوْ عَلِمَ اللَّهُ شَيْئًا أَذْنَى مِنْ أَفِّ لَنْهَى عَنْهُ وَ هُوَ مِنْ أَذْنَى الْعُقُوقِ، وَ مِنَ الْعُقُوقِ أَنْ يَنْظُرَ الرَّجُلُ إِلَى وَالِدَيْهِ فَيُحَدِّثَ النَّظَرَ إِلَيْهِمَا». (البرهان في تفسير القرآن - الجزء ٣ : صفحة ٥١٧ : الحديث ٦٢٩٨ / ٩٩ ، الكافي - الجزء ٢ : صفحة ٢٦١ : حديث ٧)**

6/146-151/6 [យ៉ាក្តុក្តូប អាល់-គូឡែនីបានតំណាលតមកពី] យ៉ាស្តុយ៉ា ធីន អ៊ុបរហ៊ូម ធីន អាច្ឆិ អាណិត-បឺឡាដូ តមកពីឪពុកលោក តមកពីជីតាលោក តមកពី អាច្ឆិ អ្នកបង្កើតឡោះហ្ន៎ ដែលមានវចនៈថា៖ "ប្រសិនបើអស់ឡោះហ្ន៎ ទ្រង់ញាណថាមានពាក្យអ្វីដែលតូចជាងពាក្យថា "ថ្វីយ" នោះ ព្រះអង្គច្បាស់ជាហាមវា ។ និយាយថា "ថ្វីយ" នោះជាការប្រព្រឹត្តល្មើសបង្គាប់អស់ឡោះហ្ន៎ ដែលទាបបំផុត ។ ក្នុងចំណោមការប្រព្រឹត្តល្មើសបង្គាប់អស់ឡោះហ្ន៎ នោះគឺមនុស្សមើលស្រាលចំពោះឪពុកម្តាយខ្លួន ។" (الكافي 2 : 261 / 7)

١٤٦/٦-١٥١/٧ سَمِعْتُ جَعْفَرَ بْنَ مُحَمَّدٍ (عَلَيْهِمُ السَّلَامُ) وَ قَدْ سُئِلَ عَنْ قَوْلِهِ تَعَالَى: ﴿فَلِلَّهِ الْحُجَّةُ الْأَبْلَغُ﴾. فَقَالَ: «إِنَّ اللَّهَ تَبَارَكَ وَ تَعَالَى يَقُولُ لِلْعَبْدِ يَوْمَ الْقِيَامَةِ: عَبْدِي أَ كُنْتُ عَالِمًا؟ فَإِنْ قَالَ: نَعَمْ، قَالَ لَهُ: أَ فَلَا عَمِلْتَ بِمَا عَلِمْتَ؟ وَ إِنْ قَالَ: كُنْتُ جاهِلًا، قَالَ لَهُ: أَ فَلَا تَعَلَّمْتَ حَتَّى تَعْمَلَ، فَيُحْصِيهِ، فَمِنْكَ الْحُجَّةُ الْأَبْلَغُ». (البرهان في تفسير القرآن - الجزء ١ - الجزء ٢ : صفحة ٤٩٢ : الحديث ٣٧١٥ / ٩٩ ، الأمالي - الجزء ١ : صفحة ٨)**

*6/146-151/7 កាលគេបានសួរ យ៉ាក្តុហ្សារ ធីន មូហ្ន៎ អំពីព្រះបន្ទូលអស់ឡោះហ្ន៎ មូហ្ន៎ អំពីព្រះបន្ទូលអស់ឡោះហ្ន៎ [៦:១៤៩] ពាក្យសំអាងផ្តាច់ព្រំត្រនៅលើអស់ឡោះហ្ន៎ ខ្ញុំបានឮព្រះអង្គ មានវចនៈថា៖ "ថ្ងៃជំនុំជម្រះអស់ឡោះហ្ន៎ នឹងសួរបាវព្រះអង្គ ថា៖ "បាវអញ អើយ! តើអ្នកធ្លាប់ជាអ្នកចេះដឹង[ការខុសត្រូវ]ទេ?" បើបាវថា៖ "ទូលព្រះបង្គំជាខ្ញុំធ្លាប់ជាអ្នកចេះដឹង ។" អស់ឡោះហ្ន៎ នឹងសួរបាវថា៖ "ហេតុអ្វីអ្នកមិនអនុវត្តតាមការចេះដឹងរបស់អ្នក?" បើបាវថា៖ "ទូលព្រះបង្គំជាខ្ញុំមិនធ្លាប់ជាអ្នកចេះដឹងទេ ។" អស់ឡោះហ្ន៎ នឹងសួរបាវថា៖ "ហេតុអ្នកមិនសិក្សាដើម្បីអ្នកនឹងអាចអនុវត្តបាន[តាមការចេះដឹងការខុសត្រូវនោះ]?" ព្រះអង្គ ប្រកូតនឹងបាវដូចនេះឯង ។ នេះគឺពាក្យសំអាងផ្តាច់ព្រំត្រ (1 : 8)

وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ وَأَوْفُوا بِالْكَيْلِ وَالْمِيزَانَ بِالْقِسْطِ لَا نُكَلِّفُ
 نَفْسًا إِلَّا وُسْعَهَا وَإِذَا قُلْتُمْ فَاعْدِلُوا وَلَوْ كَانَ ذَا قُرْبَىٰ وَبِعَهْدِ اللَّهِ أَوْفُوا ذَٰلِكُمْ وَصَلِّكُمْ بِهِ لَعَلَّكُمْ
 تَذَكَّرُونَ ﴿١٥٢﴾

១៥២. ចូរពួកអ្នកកុំទៅកែប្រែទ្រព្យសម្បត្តិរបស់កូនកំព្រា លើកលែងតែដោយរបៀបប្រសើររបំផុតលុះត្រា
 តែគេគ្រប់រយ [ហើយពួកអ្នកប្រគល់ទ្រព្យរបស់គេឲ្យទៅគេវិញ] ។ ចូរពួកអ្នកវាល់ធើ្វគ្រប់តាម
 របៀបវាល់ដោយយុត្តិធម៌[ក្នុងការជួញដូរ] ។ យើងដាក់បន្ទុកលើអ្នកណាមួយដែលសមតែនឹង
 សមត្ថភាពអ្នកនោះទេ ។ ពេលពួកអ្នកនិយាយ ចូរឲ្យមានយុត្តិធម៌ ទោះបី[រឿង]សាច់ញាតិជិតស្និទ្ធក៏
 ដោយ ។ ចូរពួកអ្នកធ្វើតាមកិច្ចសន្យារបស់អស់ឡោះហ្ន៎ ។ ទាំងនេះជាប្រការដែលព្រះអង្គបង្គាប់ពួក
 អ្នក ដើម្បីនឹងឲ្យពួកអ្នកយកចិត្តទុកដាក់ ។

وَأَنَّ هَٰذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ وَلَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَن سَبِيلِهِ ذَٰلِكُمْ وَصَلَّكُمْ بِهِ
 لَعَلَّكُمْ تَتَّقُونَ ﴿١٥٣﴾

១៥៣. [ចូរដឹងថា]នេះជាព្រះមាតិកាគ្រង់ត្រូវរបស់អញ ។ ដូច្នេះចូរពួកអ្នកអនុវត្តតាមវា កុំអនុវត្តតាម
 មាតិកានានា[ដទៃ]ព្រោះវានាំឲ្យពួកអ្នកឃ្លាតចេញពីព្រះមាតិកាព្រះអង្គ ។ នេះគឺប្រការដែលគេបង្គាប់ពួក
 អ្នក ដើម្បីនឹងឲ្យពួកអ្នកខ្លាចក្រែង ។

ثُمَّ آتَيْنَا مُوسَى الْكِتَابَ تَمَامًا عَلَى الَّذِي أَحْسَنَ وَتَفْصِيلًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً لَّعَلَّهُمْ بِلِقَاءِ رَبِّهِمْ
 يُؤْمِنُونَ ﴿١٥٤﴾

១៥៤. បន្ទាប់មកយើងបានប្រទានព្រះគម្ពីរឲ្យមូសាដើម្បីបង្រៀមសម្រាប់បណ្តាអ្នកប្រព្រឹត្តល្អ និងជា
 អធិប្បាយរៀបរាប់សព្វសារពើ ជាព្រះមគ្គទេសក៍ដឹកនាំផ្លូវនិងជាប្រះមេត្តាធម៌ ដើម្បីនឹងឲ្យពួកគេជឿ
 [ការរស់ឡើងវិញនិង]ការជួបម្ចាស់ពួកគេ ។

وَهَٰذَا كِتَابٌ أَنْزَلْنَاهُ مُبَارَكٌ فَاتَّبِعُوهُ وَاتَّقُوا لَعَلَّكُمْ تُرْحَمُونَ ﴿١٥٥﴾

១៥៥. នេះគឺព្រះគម្ពីរ[គូរអាស]ដែលយើងបានបើកឲ្យដឹង[ដល់មូលមនុស្សជាតិទាំងពួង] ជាព្រះពរ
 ជ័យ ។ ដូច្នេះចូរពួកអ្នកអនុវត្តតាមព្រះគម្ពីរនេះ ចូរពួកអ្នកខ្លាចក្រែង[អស់ឡោះហ្ន៎សីបចិត្ត] ដើម្បីពួក
 អ្នកនឹងបាននូវព្រះមេត្តាធម៌[របស់អស់ឡោះហ្ន៎] ។

أَن تَقُولُوا إِنَّمَا أَنْزَلَ الْكِتَابَ عَلَىٰ طَائِفَتَيْنِ مِن قَبْلِنَا وَإِن كُنَّا عَن دِرَاسَتِهِمْ لَغَافِلِينَ ﴿١٥٦﴾

១៥៦. [យើងបានដាក់គូរអាសចុះមកនេះ]ក្រែងលោកអ្នកថា៖ "គេបានបើកឲ្យតែពីរក្រុមមុនយើងដឹង
 ព្រះគម្ពីរទេ (ពួកគ្រិស្តនិងពួកយ៉ាហ្វិឌី) យើងមិនដឹងសិក្ខាបទរបស់ព្រះគម្ពីរទាំងនោះទេ (យើងមិនដឹង
 ថាមានអ្វីនៅក្នុងព្រះគម្ពីរទាំងនោះទេ) ។"

أَوْ تَقُولُوا لَوْ أَنَّا أُنزِلَ عَلَيْنَا الْكِتَابُ لَكُنَّا أَهْدَىٰ مِنْهُمْ فَقَدْ جَاءَكُمْ بَيِّنَةٌ مِّن رَّبِّكُمْ وَهَدَىٰ وَرَحْمَةً فَمَن أَظْلَمُ مِمَّن كَذَبَ بِآيَاتِ اللَّهِ وَصَدَفَ عَنْهَا سَنَجْزِي الَّذِينَ يَصْدِفُونَ عَن آيَاتِنَا سُوءَ الْعَذَابِ بِمَا كَانُوا يَصْدِفُونَ ﴿١٥٧﴾

១៥៧. ឬក្រែងលោកអ្នកថា៖ "បើគេបានបើកឲ្យយើងដឹងព្រះគម្ពីរ យើងច្បាស់ជាបានទទួលការដឹកនាំប្រសើរជាងពួកគេ ។" ព្រះភ័ស្តុតាងជាក់ច្បាស់ពីម្ចាស់ពួកអ្នក ព្រះមគ្គទេសក៍ដឹកនាំផ្លូវនិងព្រះមេត្តាធម៌បានមកដល់ពួកអ្នកហើយ ។ អ្នកណាទៅដែលទុច្ចរិតជាងអ្នកបដិសេធបណ្តាព្រះសញ្ញា[និងព្រះឱង្ការ]របស់អល់ឡោះហ្ន៎ ដែលគេចេញពីព្រះសញ្ញាទាំងនោះ[យ៉ាងមានៈ]? យើងនឹងតបស្នងបណ្តាអ្នកដែលគេចេញ [ឬធ្វើឲ្យមនុស្សបែកចេញ] ពីបណ្តាព្រះសញ្ញា[និងព្រះឱង្ការ]យើងដោយព្រះទណ្ឌកម្មអប្រិយដោយសារពួកគេបានគេចចេញ [ឬដោយសារតែពួកគេបានធ្វើឲ្យមនុស្សគេចចេញពីផ្លូវល្អ] ។

អធិប្បាយអាយ៉ាស់ ១៥២-១៥៧

6/152-157/1 [...] រាយការណ៍មកពី អ៊ីបនូ ម៉ាស៊ូប៊ុបដែលបានថាមិត្តយើងម្នាក់បានសរសេរសំបុត្រជាមួយខ្ញុំទៅសួរ អាប៊ូ អាណ-ហ្គាសាន់ صلوات الله عليه والسلام អំពីបាបធំ តើបាបនោះមានប៉ុន្មាន មានបាបអ្វីខ្លះ? ព្រះអង្គបានសរសេរថា៖ "បាបធំដែលបុគ្គលត្រូវចៀសវាង ។ អល់ឡោះហ្ន៎ وجل បានសន្យាឲ្យបុគ្គលចូលភ្លើងនរកដើម្បីលុបលាងបាបធំដែលខ្លួនបានសាងបើបុគ្គលនោះជាអ្នកមានសទ្ធា ។ បាបធំនោះមានប្រាំពីរគឺ៖ សម្លាប់ជីវិតណាមួយដោយខុសច្បាប់, ក្បត់ឪពុកម្តាយ, ស៊ីការប្រាក់, ធ្វើតាមទម្លាប់សម័យមុន អ៊ីស្លាមក្រោយពីបានភៀសខ្លួន, និយាយបង្កូចស្រ្តីមានស្វាមី, ស៊ីទ្រព្យរបស់កូនកំព្រា, គេចខ្លួនពីចម្បាំង ។" (الكافي 2/ 276)

6/152-157/2 [...] អាប៊ូ ហ្គាសាន់ អាណ-ស្វីម៉ាលី បានរាយការណ៍តមកពី អាប៊ូ អ៊ុប៊ុលឡោះហ្ន៎ صلوات الله عليه والسلام ថាខ្ញុំបានសួរព្រះអង្គ صلوات الله عليه والسلام អំពីព្រះបន្ទូលអល់ឡោះហ្ន៎ وتعالى [៦:១៥៣] [ចូរដឹងថា]នេះជាមាតិកាគ្រងត្រូវរបស់អញ ។ ដូច្នេះចូរពួកអ្នកអនុវត្តតាមវា ។ ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "សូមស្ស៊ីនឹងអល់ឡោះហ្ន៎ وجل វា (មាតិកាគ្រងត្រូវ) គឺអ្នកល្អ صلوات الله عليه والسلام ។ សូមស្ស៊ីនឹងអល់ឡោះហ្ន៎ وجل ព្រះអង្គ صلوات الله عليه والسلام ជាព្រះមាតានិងជាជញ្ជីង ។" (بصائر الدرجات: 9/ 99)

٣/١٥٧-١٥٢/٦ الْعِيَّاشِيُّ، عَنْ بُرَيْدِ الْعَجَلِيِّ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: ﴿وَأَنَّ هَذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ وَ لَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَنْ سَبِيلِهِ﴾ قَالَ: «أَتَدْرِي مَا يَعْني بِ ﴿صِرَاطِي مُسْتَقِيمًا﴾؟» قُلْتُ: لَا. قَالَ: «وَلَايَةَ عَلِيٍّ وَ الْأَوْصِيَاءِ (عَلَيْهِمُ السَّلَامُ)».

6/152-157/3 អាល់-អ៊ែយ៉ាស៊ី បានរាយការណ៍តមកពី ប៊ូរីយ័ដ្ឋ អាល់-អ៊ីច្លលី ដែលបានរាយការណ៍តមកពី អាធិ យ៉ាក្កហ្វាវ ^{صلوات الله عليه والسلام} ថាខ្ញុំបានសួរថា: "មានន័យថាអ្វី [៦:១៥៣] [ចូរដឹងថា]នេះជាព្រះមាតាគ្រងត្រូវរបស់អញ ។ ដូច្នេះចូរពួកអ្នកអនុចរតាមវា កុំអនុចរតាមមាតានានា[ដទៃ]ព្រោះវានាំឲ្យពួកអ្នកឃ្លាតចេញពីព្រះមាតាព្រះអង្គ?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "លោកដឹងទេថា ព្រះមាតាគ្រងត្រូវរបស់អញ មានន័យថាអ្វី?" ខ្ញុំបានទូលថា: "ទេ ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "វីឡាយ៉ាស៊ីរបស់អូលី ^{صلوات الله عليه والسلام} និងបណ្តាអ្នកស្នង ^{عليهم السلام} ។"

قَالَ: «وَأَنَّ هَذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ وَ لَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَنْ سَبِيلِهِ﴾ قَالَ: لَا. قُلْتُ: لَا. قَالَ: «وَلَايَةَ عَلِيٍّ وَ فَلَانٍ، وَ اللَّهُ».

ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "លោកដឹងទេថា ដូច្នេះចូរពួកអ្នកអនុចរតាមវា មានន័យថាអ្វី?" ខ្ញុំបានទូលថា: "ទេ ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "មានន័យថា[តាម]អូលី ^{صلوات الله عليه والسلام} ប៊ីន អាធិ ត្ថ្លលីប ^{عليه السلام} ។" អ៊ីម៉ា ^{صلوات الله عليه والسلام} មានវចនៈថា: "លោកដឹងទេថា កុំអនុចរតាមមាតានានា[ដទៃ]ព្រោះវានាំឲ្យពួកអ្នកឃ្លាតចេញពីព្រះមាតាព្រះអង្គ មានន័យថាអ្វី?" ខ្ញុំបានទូលថា: "ទេ ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "សូមស្រួចនឹងអល់ឡោះហ្គ្លា ^{عز وجل} នេះគឺវីឡាយ៉ាស៊ីរបស់បុគ្គលនោះមួយនិងបុគ្គលនោះមួយ (គឺបុគ្គលទី ១ និងបុគ្គលទី ២) ។"

قَالَ: «وَأَنَّ هَذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ وَ لَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَنْ سَبِيلِهِ﴾ قَالَ: لَا. قُلْتُ: لَا. قَالَ: «وَلَايَةَ عَلِيٍّ وَ فَلَانٍ، وَ اللَّهُ».

ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "លោកដឹងទេថា ព្រោះវានាំឲ្យពួកអ្នកឃ្លាតចេញពីព្រះមាតាព្រះអង្គ មានន័យថាអ្វី?" ខ្ញុំបានទូលថា: "ទេ ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "មានន័យថា[ចេញពី]មាតារបស់អូលី ^{صلوات الله عليه والسلام} (تفسير العياشي 1 : 125 / 383) ។"

٤/١٥٧-١٥٢/٦ وَ عَنْ جَابِرِ بْنِ عَبْدِ اللَّهِ: أَنَّ النَّبِيَّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) هَيَأُ أَصْحَابَهُ عِنْدَهُ، إِذْ قَالَ وَ أَشَارَ بِيَدِهِ إِلَى عَلِيٍّ (عَلَيْهِ السَّلَامُ): ﴿وَأَنَّ هَذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ وَ لَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَنْ سَبِيلِهِ﴾. (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٤٩٨ الحديث : ٣٧٣٢ / ٩٩ ، المناقب - الجزء ٣ : صفحة : ٧٤)**

6/152-157/4 យ៉ាក្កហ្វាវ ប៊ីន អ៊ុប៊ុលឡោះហ្គ្លា បានរាយការណ៍ថាព្រះសាស្តា ^{صلوات الله عليه والسلام} បានធ្វើឲ្យ បណ្តាសាវកព្រះអង្គ ^{صلوات الله عليه والسلام} ដែលបាននៅជុំជាមួយព្រះអង្គ ^{صلوات الله عليه والسلام} នោះងាយយល់ កាលព្រះអង្គ ^{صلوات الله عليه والسلام} មានព្រះវចនៈដោយធ្វើការវិការចង្អុលអូលី ^{صلوات الله عليه والسلام} ថា: "[៦:១៥៣] [ចូរដឹងថា]នេះជាព្រះមាតាគ្រងត្រូវរបស់អញ ។ ដូច្នេះចូរពួកអ្នកអនុចរតាមវា កុំអនុចរតាមមាតានានាព្រោះវានាំឲ្យពួកអ្នកឃ្លាតចេញពីព្រះមាតាព្រះអង្គ ។" (المناقب 3 : 74) ។"

* ٥/١٥٧-١٥٢/٦ ثُمَّ قَالَ عَلِيُّ بْنُ إِبْرَاهِيمَ: أَخْبَرَنَا أَحْسَنُ بْنُ عَلِيٍّ، عَنْ أَبِيهِ، عَنْ أَحْسَنِ بْنِ سَعِيدٍ، عَنْ مُحَمَّدِ بْنِ سِنَانٍ، عَنْ أَبِي

خَالِدِ الْقَمَاطِ، عَنْ أَبِي بَصِيرٍ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ): فِي قَوْلِهِ: ﴿وَ أَنْ هَذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ وَ لَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَنْ سَبِيلِهِ﴾، قَالَ: «نَحْنُ السُّبُلُ، فَمَنْ أَبِي فَهَذِهِ السُّبُلُ». (الرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٤٩٨ الحديث : ٣٧٢٤ / ٩٩ ، تفسير القمّي - الجزء ١ : صفحة : ٢٢١)**

*6/152-157/5 [...] រាយការណ៍តមកពី អាថ្នី បាស្ត្រ័រ តមកពី អាថ្នី យ៉ូកុហ្គារ ^{صلوات الله عليه والسلا} អំពីព្រះបន្ទូល អល់ឡោះហ្គ័រ ^و [៦:១៥៣] [ចូរដឹងថា]នេះជាព្រះមាតិកាគ្រប់គ្រូវរបស់អញ ។ ដូច្នេះចូរពួកអ្នកអនុវត្តតាម វា កុំអនុវត្តតាមមាតិកាណា[ដទៃ]ព្រោះវានាំឲ្យពួកអ្នកឃ្នាតចេញពីព្រះមាតិកាព្រះអង្គ ។ ព្រះអង្គ ^{صلوات الله عليه والسلا} មានវចនៈថា៖ "យើង ^{عليه السلام} ជាព្រះមាតិកា ។ អ្នកណាបដិសេធ នោះគឺមាតិកាណា[ដទៃ] ។" (تفسير القمّي 1 : 221)

*6/152-157/6 រាយការណ៍តមកពី សាអុដ្ឋ តមកពី អាថ្នី យ៉ូកុហ្គារ ^{صلوات الله عليه والسلا} [អំពីអាយ៉ាស៊ុ] [៦:១៥៣] [ចូរដឹងថា]នេះជាព្រះមាតិកាគ្រប់គ្រូវរបស់អញ ។ ដូច្នេះចូរពួកអ្នកអនុវត្តតាមវា ។ ព្រះអង្គ ^{صلوات الله عليه والسلا} មានវចនៈ ថា៖ "បណ្តាព្រះរាជបុត្ររាជនគ្គា ^{عليهم السلام} របស់មូហាំម៉ាដ្ឋ ^{صلى الله عليه وآله وسلم} ជាព្រះមាតិកាដែលត្រូវចង្អុលទៅរកនោះ ។" (تفسير العياشى - الجزء ١ : صفحة : ٣٨٤ الحديث : ١٢٩)**

*6/152-157/7 [...] តាមបណ្តាញព័ត៌មានឡើងទៅដល់ អាល់-ហ្វ្រែស៊ី ប៊ិន មុក្តាតា ដែលបានថា ហ្វ្រែយ៉ាន់ អាល់-សារីច្ន បានទៅជួប អាល់-ស្ត្រីខ្វិក្វ ^{صلوات الله عليه والسلا} យ៉ូកុហ្គារ ^{صلوات الله عليه والسلا} ប៊ិន មូហាំម៉ាដ្ឋ ^{صلوات الله عليه والسلا} ។ ព្រះអង្គ ^{صلوات الله عليه والسلا} បានសួរលោកថា៖ "ហ្វ្រែយ៉ាន់អីយ ! តើមិត្តលោកថាអ្វីខ្លះអំពី មូហាំម៉ាដ្ឋ ប៊ិន អាល់-ហ្វាណាហ្វ្រីយ៉ាស៊ុ ?" លោកបានថា៖ "ពួកគេបានថាលោកនៅរស់ ត្រូវទ្រទ្រង់[ដោយអល់ឡោះហ្គ័រដដែល] ។" (فقال الصادق عليه السلام. حدثني أبي عليه السلام إنه كان فيمن عادته في مرضه و فيمن أغمضه و أدخله حفرته و روج نساءه و قسّم ميراثه،

فقال الصادق عليه السلام. حدثني أبي عليه السلام إنه كان فيمن عادته في مرضه و فيمن أغمضه و أدخله حفرته و روج نساءه و قسّم ميراثه، អាល់-ស្ត្រីខ្វិក្វ ^{صلوات الله عليه والسلا} មានវចនៈថា៖ "ព្រះបិតា ^{صلوات الله عليه والسلا} ខ្ញុំ ^{صلوات الله عليه والسلا} បានប្រាប់ខ្ញុំ ^{صلوات الله عليه والسلا} ថាព្រះអង្គ ^{صلوات الله عليه والسلا} បាននៅជុំ ជាមួយបណ្តាអ្នកដែលទៅមើលលោកកាលលោកឈឺ ហើយព្រះអង្គ ^{صلوات الله عليه والسلا} បាននៅក្នុងបណ្តាអ្នកដែល បិទភ្នែកលោក ដែលបានដាក់លោកក្នុងផ្នូរ ដែលបានរៀបអាពាហ៍ពិពាហ៍ឲ្យបណ្តាស្ត្រីរបស់លោក ដែលបានចែកមរករបស់លោក ។"

فقال: يا أبا عبد الله إنما مثل محمدٍ في هذه الأمة كمثل عيسى بن مريم عليه السلام شبيهة أمره للناس، លោកបានថា៖ "អាថ្នី អាប់ខុលឡោះហ្គ័រ ^{صلوات الله عليه والسلا} អីយ ! មូហាំម៉ាដ្ឋ [ប៊ិន ហ្វាណាហ្វ្រីយ៉ាស៊ុ] ក្នុងហាសគមន៍ នេះ ប្រៀបបាននឹង អ៊ីសា ^{عليه السلام} ប៊ិន ម៉ារយ៉ា ^{سارالله عليها} ។ រឿងលោកបានធ្វើមនុស្សច្របូកច្របល់ ។"

فَقَالَ الصَّادِقُ عَلَيْهِ السَّلَامُ: شَبَّهَ أَمْرُهُ عَلَى أَوْلِيَائِهِ أَوْ عَلَى أَعْدَائِهِ قَالَ. بَلَى عَلَى أَعْدَائِهِ، فَقَالَ، أ تَزْعُمُ أَنَّ أَبَا جَعْفَرٍ مُحَمَّدَ بْنَ عَلِيِّ
الْبَاقِرِ عَلَيْهِ السَّلَامُ عَدُوٌّ عَمِّهِ مُحَمَّدِ بْنِ حَنْفِيَّةَ؟ فَقَالَ، لَا.

អាល់-ស្វ័ឌីក្ក صلوات الله عليه والسلام មានវចនៈថា៖ "រឿងលោកធ្វើឲ្យមានការច្របូកច្របល់ទៅបណ្តាមិត្តលោកឬទៅលើ
បណ្តាសត្រូវលោក?" លោកបានថា៖ "មែន! ទៅលើបណ្តាសត្រូវលោក។" ព្រះអង្គ صلوات الله عليه والسلام មានវចនៈ
ថា៖ "លោកចង់ថា អាចឱ្យ យ៉ាក្តីហ្វារ មូហ្គាំម៉ាដូ صلوات الله عليه والسلام ចិន អាល្លី អាល់-បាក្យែរ صلوات الله عليه والسلام ជាសត្រូវរបស់
មូហ្គាំម៉ាដូ ចិន ហ្វាណាហ្វីយ៉ាស្ត ឌីពុកមា[ឬឌីពុកធំ]របស់ព្រះអង្គ صلوات الله عليه والسلام មែនទេ?" លោកបានថា៖
"ទេ។"

فَقَالَ الصَّادِقُ عَلَيْهِ السَّلَامُ: يَا حَيَّانُ إِنَّكُمْ صَدَقْتُمْ عَنْ آيَاتِ اللَّهِ وَ قَالَ اللَّهُ تَبَارَكَ وَ تَعَالَى: ﴿سَنَجْزِي الَّذِينَ يَصْدِقُونَ عَنْ آيَاتِنَا سُوءَ
الْعَذَابِ بِمَا كَانُوا يَصْدِقُونَ﴾. (تفسير نور الثقلين ج ١ ص ٧٧٩)

អាល់-ស្វ័ឌីក្ក صلوات الله عليه والسلام មានវចនៈថា៖ "ហ្វែយ៉ាស្តអ៊ីយ! អស់លោកបានទទួលស្គាល់អាយ៉ាស្តរបស់
អស់ឡោះហ្គ្លុយហ្គើយ។ ព្រះអង្គ صلوات الله عليه والسلام មានព្រះរាជបន្ទូលថា៖ [៦:១៥៧] យើងនឹងតបស្នងបណ្តាអ្នកដែល
គេចេញពីបណ្តាព្រះសញ្ញាយើងដោយព្រះទណ្ឌកម្មអប្រិយដោយសារពួកគេបានគេចចេញ។
(تفسير نور الثقلين 1: 779)

هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ رَبُّكَ أَوْ يَأْتِيَ بَعْضُ آيَاتِ رَبِّكَ يَوْمَ يَأْتِي بَعْضُ آيَاتِ رَبِّكَ لَا
يَنْفَعُ نَفْسًا إِيْمَانُهَا لَمْ تَكُنْ ءَامَنَتْ مِنْ قَبْلُ أَوْ كَسَبَتْ فِي إِيْمَانِهَا خَيْرًا قُلِ انْتَضَرُوا إِنَّا مُنْتَظِرُونَ ﴿١٥٨﴾
១៥៨. តើពួកគេរង់ចាំអ្វី ក្រៅអំពីរង់ចាំទេវតាមករកពួកគេ ឬម្ចាស់អ្នកមក ឬព្រះសញ្ញាខ្លះ (គឺ
អព្វគហោត) របស់ម្ចាស់អ្នកមក? ថ្ងៃដែលព្រះសញ្ញារបស់ម្ចាស់អ្នកនឹងមក ជំនឿនឹងពុំមានប្រយោជន៍
សម្រាប់អ្នកណាដែលពុំមានជំនឿពីមុននោះទេ ឬដែលបានសាងសេចក្តីល្អដោយសារជំនឿនោះទេ។
ចូរអ្នកប្រាប់ពួកគេថា៖ "ចូរអស់លោករង់ចាំចុះ យើងក៏រង់ចាំដែរ។"

មើលសូរ្យវិញ្ញាណកថា ៨៩ អាយ៉ាស្ត ២២ ។

អធិប្បាយអាយ៉ាស្ត ១៥៨

١/١٥٨/٦ في كتاب الإحتجاج للطبرسي (٥) عن أمير المؤمنين عليه السلام: وَ أَمَّا قَوْلُهُ: ﴿وَ جَاءَ رَبُّكَ وَ الْمَلِكُ صَفًّا صَفًّا﴾ وَ
قَوْلُهُ: ﴿هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ رَبُّكَ أَوْ يَأْتِيَ بَعْضُ آيَاتِ رَبِّكَ﴾ فَذَلِكَ كُلُّهُ حَقٌّ وَ لَيْسَتْ لَهُ جُزْءَةٌ جَلَّ دَرَكُهُ
كَجُزْءَةِ خَلْقِهِ وَ إِنَّهُ رَبُّ كُلِّ شَيْءٍ وَ رَبُّ شَيْءٍ مِنْ كِتَابِ اللَّهِ عَزَّ وَ جَلَّ يَكُونُ تَأْوِيلُهُ عَلَى غَيْرِ تَنْزِيلِهِ، وَ لَا يُشْبِهُ تَأْوِيلَ كَلَامِ الْبَشَرِ وَ
لَا فِعْلِ الْبَشَرِ، (تفسير نور الثقلين , ج 5 , ص 574)

6/158/1 នៅក្នុងតាហ្វេសៀរ អាល់-អ៊ុះហ្គ្លុយហ្គើយ អាល់-គូប័រីស៊ី បានរាយការណ៍តមកពីអាមីរុល-
មុមីនីន صلوات الله عليه والسلام ដែលមានវចនៈថា៖ "ពាក់ព័ន្ធនឹងព្រះបន្ទូលអស់ឡោះហ្គ្លុយហ្គើយ [៨៩:២២] ព្រះម្ចាស់អ្នកនឹងមក
និងទេវតាជាជួរៗ និងព្រះបន្ទូលព្រះអង្គ صلوات الله عليه والسلام [៦:១៥៨] តើពួកគេរង់ចាំអ្វីក្រៅអំពីរង់ចាំទេវតាមករកពួក
គេ ឬម្ចាស់អ្នកមក ឬព្រះសញ្ញាខ្លះរបស់ម្ចាស់អ្នកមក? ទាំងនេះសុទ្ធតែពិតទាំងអស់។ អស់ឡោះហ្គ្លុយហ្គើយ
មិនមានរូបរាងដូចរូបរាងរបស់សព្វសត្វដែលព្រះអង្គ صلوات الله عليه والسلام បង្កើតមកនោះទេ។ ព្រះអង្គ صلوات الله عليه والسلام ជាម្ចាស់របស់

សព្វសារពើទាំងអស់ ។ បំណកស្រាយ (តាក្កវិល) របស់ព្រះគម្ពីរអល់ឡោះហ្គ័រ ផ្សេងពីវិវរណៈ (តាន់ស្គីល គឺការបើកឲ្យដឹងត្រង់ៗ) របស់ព្រះគម្ពីរនោះ ។ បំណកស្រាយមិនដូចសម្តីមនុស្សទេ មិន ដូច ទង្វើរបស់មនុស្សទេ ។" (89:22(تفسير نور الثقلين 5: 574))

٢/١٥٨/٦ عليُّ بْنُ إِبْرَاهِيمَ، قَالَ: حَدَّثَنِي أَبِي، عَنْ صَفْوَانَ، عَنِ ابْنِ مُسْكَانَ، عَنْ أَبِي بَصِيرٍ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ: ﴿يَوْمَ يَأْتِي بَعْضُ آيَاتِ رَبِّكَ لَا يَنْفَعُ نَفْسًا إِيْمَانُهَا لَمْ تَكُنْ آمَنَتْ مِنْ قَبْلُ أَوْ كَسَبَتْ﴾ قَالَ: «نَزَلَتْ: أَوْ اكْتَسَبَتْ» فِي إِيْمَانِهَا خَيْرًا قُلْ أَنْتَظِرُوا إِنَّا مُنْتَظِرُونَ، قَالَ: «إِذَا طَلَعَتِ الشَّمْسُ مِنْ مَغْرِبِهَا فَكُلُّ مَنْ آمَنَ فِي ذَلِكَ الْيَوْمِ لَا يَنْفَعُهُ إِيْمَانُهُ». (البرهان في تفسير القرآن ١ - الجزء: ٢ : صفحة : ٥٠٠ : الحديث : ٩٩ / ٣٧٣٤ ، تفسير القمي - الجزء : ١ : صفحة : ٢٢١)**

6/158/2 [...] អាច្ចិ បាស្មៀវ បានរាយការណ៍តមកពី អាច្ចិ យ៉ាក្កហ្វារ ^{صلوات الله عليه والسلام} ដែលមានវចនៈអំពីព្រះ បន្ទូលអល់ឡោះហ្គ័រ [៦:១៥៨] ថ្ងៃដែលព្រះសញ្ញារបស់ម្ចាស់អ្នកនឹងមក ជំនឿនឹងពុំមានប្រយោជន៍ សម្រាប់អ្នកណាដែលពុំមានជំនឿពីមុននោះទេ ឬដែលបានសាងសេចក្តីល្អដោយសារជំនឿនោះទេ ថា៖ "អាយ៉ាសុំនេះត្រូវបើកឲ្យដឹងដូចនេះគឺ៖ ឬបានទៅដល់សេចក្តីល្អអាស្រ័យជំនឿនេះ ។ ចូរអ្នកថា៖ "ចូរអស់លោករង់ចាំចុះ យើងក៏រង់ចាំដែរ ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ពេលថ្ងៃរះពីទិសខាងលិច ជនដែលជឿក្នុងថ្ងៃនោះ ជំនឿរបស់ជនទាំងនោះពុំមានប្រយោជន៍ឡើយ ។ (221 : 1) (تفسير القمي)

٣/١٥٨/٦ مُحَمَّدُ بْنُ يَعْقُوبَ: عَنْ مُحَمَّدِ بْنِ يَحْيَى، عَنْ حَمْدَانَ بْنِ سُلَيْمَانَ، عَنْ عَبْدِ اللَّهِ بْنِ مُحَمَّدٍ الأيمانيّ، عَنْ مَنِيعِ بْنِ الْحَجَّاجِ، عَنْ يُونُسَ، عَنْ هِشَامِ بْنِ الْحَكَمِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِ اللَّهِ: ﴿لَا يَنْفَعُ نَفْسًا إِيْمَانُهَا لَمْ تَكُنْ آمَنَتْ مِنْ قَبْلُ﴾ «يَعْنِي فِي الْمِيثَاقِ» ﴿أَوْ كَسَبَتْ فِي إِيْمَانِهَا خَيْرًا﴾، قَالَ: «الإِفْرَازُ بِالْأَنْبِيَاءِ وَ الْأَوْصِيَاءِ وَ أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) خَاصَّةً» قَالَ: «لَا يَنْفَعُ نَفْسًا إِيْمَانُهَا لِأَنَّهَا سُلِبَتْ». (البرهان في تفسير القرآن ١ - الجزء: ٢ : صفحة : ٥٠٠ : الحديث : ٩٩ / ٣٧٣٥ ، الكافي - الجزء : ١ : صفحة : ٣٥٥ : الحديث : ٨١)**

6/158/3 [...] ហ្គ័រស្គា ប៊ិន អាល់ហ្គាកាំ បានរាយការណ៍តមកពី អាច្ចិ អាប់ខុលឡោះហ្គ័រ ^{صلوات الله عليه والسلام} ដែលមាន វចនៈអំពីព្រះបន្ទូលអល់ឡោះហ្គ័រ [៦:១៥៨] ជំនឿនឹងពុំមានប្រយោជន៍សម្រាប់អ្នកណាដែលពុំមាន ជំនឿពីមុននោះទេ មានន័យថា [នៅក្នុងពេលធ្វើ]កិច្ចសន្យា ឬដែលបានសាងសេចក្តីល្អដោយសារ ជំនឿនោះទេ ថា៖ "ព្រមទទួលស្គាល់ព្រះសាស្តាទាំងឡាយ ^{عليهم السلام} បណ្តាអ្នកស្នង ^{عليهم السلام} និងអាមីរុល-មុមីនីន ^{صلوات الله عليه والسلام} ជាពិសេស ជំនឿនឹងពុំមានប្រយោជន៍សម្រាប់អ្នកណាមួយទេ ពីព្រោះគេនឹងដកយកជំនឿ នោះ ។" (1 : 81/355) (الكافي)

٤/١٥٨/٦ ابنُ بَابُوَيْهٍ، قَالَ: حَدَّثَنِي أَبِي (رَضِيَ اللهُ عَنْهُ)، قَالَ: حَدَّثَنَا سَعْدُ بْنُ عَبْدِ اللَّهِ، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ الْحُسَيْنِ بْنِ أَبِي الْخَطَّابِ، عَنِ الْحُسَيْنِ بْنِ مَحْبُوبٍ، عَنْ عَلِيِّ بْنِ رَبَائِبٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، أَنَّهُ قَالَ فِي قَوْلِ اللَّهِ عَزَّ وَ جَلَّ: ﴿يَوْمَ يَأْتِي بَعْضُ آيَاتِ رَبِّكَ لَا يَنْفَعُ نَفْسًا إِيْمَانُهَا لَمْ تَكُنْ آمَنَتْ مِنْ قَبْلُ﴾ فَقَالَ (عَلَيْهِ السَّلَامُ): «الْآيَاتُ: الْأَنْعَمَةُ، وَ الْآيَةُ الْمُنْتَظَرَةُ: الْقَائِمُ (عَلَيْهِ السَّلَامُ)، فَيَوْمَئِذٍ لَا يَنْفَعُ نَفْسًا إِيْمَانُهَا لَمْ تَكُنْ آمَنَتْ مِنْ قَبْلُ قِيَامِهِ بِالسَّيْفِ، وَ إِنْ آمَنَتْ بِمَنْ تَقَدَّمَ مِنْ آتَائِهِ (عَلَيْهِمُ السَّلَامُ)». (البرهان في تفسير القرآن ١ - الجزء: ٢ : صفحة : ٥٠٠ : الحديث : ٩٩ / ٣٧٣٦ ، كمال الدين و تمام النعمة - الجزء : ١ : صفحة : ٣٣٦ : الحديث : ٨)**

6/158/4 [...] រាយការណ៍តមកពី អុលី ប៊ិន រីអាប់ តមកពី អាច្ចិ អាប់ខុលឡោះហ្គ័រ ^{صلوات الله عليه والسلام} ដែលមានវចនៈ អំពីព្រះបន្ទូលអល់ឡោះហ្គ័រ [៦:១៥៨] ថ្ងៃដែលព្រះសញ្ញារបស់ម្ចាស់អ្នកនឹងមក ជំនឿនឹងពុំមាន

ប្រយោជន៍សម្រាប់អ្នកណាដែលពុំមានជំនឿពីមុននោះទេ ថា៖ "បណ្តាព្រះសញ្ញា គឺអ៊ីម៉ា^{عليهم السلام} ។ ព្រះសញ្ញាដែលគេរង់ចាំ គឺអាល់-ក្លីអ៊ីម^{صلوات الله عليه والسلام} ។ ដូច្នោះថ្ងៃនោះ ជំនឿនឹងពុំមានប្រយោជន៍សម្រាប់អ្នកណាដែលពុំមានជំនឿពីមុននោះទេ គឺពីមុនព្រះអង្គ^{صلوات الله عليه والسلام} ងើបឡើងដោយកាន់ដារ ទោះបីបានជឿព្រះបុព្វការី^{عليهم السلام} របស់ព្រះអង្គ^{صلوات الله عليه والسلام} ក៏ដោយ ។" (8 /336) (كمال الدين و تمام النعمة: 8 /336)

6/158/5 [...] អាប់ខុលឡោះហ្គី អ៊ីបនូ ស្វីឡែម៉ាន អាល់-អុម៊ីរី បានរាយការណ៍តមកពី អាហ្វិ អាប់ខុលឡោះហ្គី^{صلوات الله عليه والسلام} ដែលមានរចនៈថា៖ "ផែនដីនឹងមិនស្លាប់ទេដរាបណានៅតែមានព្រះអាជ្ញាធរម្នាក់^{صلوات الله عليه والسلام} (ពោលគឺអ៊ីម៉ា^{صلوات الله عليه والسلام}) ដែលប្រាប់ឲ្យដឹងអ្វីដែលគេអនុញ្ញាត អ្វីដែលគេហាម ដែលហៅមករកព្រះមាតាអស់ឡោះហ្គី^{صلوات الله عليه والسلام} ។ ព្រះអាជ្ញាធរ^{صلوات الله عليه والسلام} នឹងមានមិនជាប់ពីលើផែនដីឡើយ លើកលែងតែសែសិបថ្ងៃមុនថ្ងៃជំនុំជម្រះ ។ ដូច្នោះពេលព្រះអាជ្ញាធរ^{صلوات الله عليه والسلام} ត្រូវគេលើកទៅបាត់ ទ្វារសារភាពកំហុស (باب التَّوْبَةِ) នឹងត្រូវបិទ [៦:១៥៨] ជំនឿនឹងពុំមានប្រយោជន៍សម្រាប់អ្នកណាដែលពុំមានជំនឿពីមុននោះទេ គឺមុនព្រះអាជ្ញាធរ^{صلوات الله عليه والسلام} ត្រូវគេលើកយកទៅ ។ បុគ្គលទាំងនេះជាសត្វលោករបស់អស់ឡោះហ្គី^{صلوات الله عليه والسلام} ដែលអាក្រក់បំផុត ។ ថ្ងៃជំនុំជម្រះនឹងត្រូវប្រព្រឹត្តទៅសម្រាប់បុគ្គលទាំងនេះឯង ។" (المحاسن: 202 /236)

6/158/6 លោក[អាល់-ស្តែខ្លី អាល់-ស្វីខ្លុក្ខ]បានរាយការណ៍ថា អាល់-មូស្តហ្វាហ្វា ប៊ិន យ៉ុក្កុហ្វា ប៊ិន មូស្តហ្វាហ្វា អាល់-អុឡាវី អាល់-សាម៉ារកូនខ្លី បានប្រាប់យើងតមកពី យ៉ុក្កុហ្វា ប៊ិន មូហ្គាំម៉ាដូ ប៊ិន ម៉ាស់អ៊ីដូ និង ហ្វៃដូរ ប៊ិន មូហ្គាំម៉ាដូ ប៊ិន នូអ៊ែម អាល់-សាម៉ារកូនខ្លី តមកពី មូហ្គាំម៉ាដូ ប៊ិន ម៉ាស់អ៊ីដូ អាល់-អ៊ែយ៉ាស្តី តមកពី អុលី ប៊ិន មូហ្គាំម៉ាដូ ប៊ិន ស្វីយ៉ុក្កុ តមកពី មូហ្គាំម៉ាដូ ប៊ិន អ៊ីសា តមកពី យូនុស ប៊ិន អាប់ខុលវ៉េហ្គីម៉ាន តមកពី អុលី ប៊ិន អាហ្វិ ហ្គាំស្តាសូ តមកពី អាហ្វិ បាស្ទៀរ ដែលបានថា អាល់-ស្វីខ្លុក្ខ យ៉ុក្កុហ្វា^{صلوات الله عليه والسلام} ប៊ិន មូហ្គាំម៉ាដូ^{صلوات الله عليه والسلام} មានរចនៈអំពីព្រះបន្ទូលអស់ឡោះហ្គី^{صلوات الله عليه والسلام} [៦:១៥៨] ថ្ងៃដែលព្រះសញ្ញារបស់ម្ចាស់អ្នកនឹងមក ជំនឿនឹងពុំមានប្រយោជន៍សម្រាប់អ្នកណាដែលពុំមានជំនឿពីមុននោះទេ ឬដែលបានសាងសេចក្តីល្អដោយសារជំនឿនោះទេ នេះមានន័យថាការងើបឡើងរបស់អាល់-ក្លីអ៊ីម^{عجل الله فرجه} បុគ្គលដែលគេរង់ចាំដែលកើតមកពីយើង^{عليهم السلام} ។"

ثُمَّ قَالَ (عَلَيْهِ السَّلَامُ): « يَا أَبَا بَصِيرٍ ، طُوبَى لَشَيْعَةِ قَائِمِنَا، الْمُنْتَظَرِينَ لِظُهُورِهِ فِي غَيْبَتِهِ، وَ الْمَطْبُوعِينَ لَهُ فِي ظُهُورِهِ، أَوْلِيكَ أَوْلِيَاءُ اللَّهِ، الَّذِينَ ﴿لَا حَوْفَ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ﴾ ». (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٥٠١ الحديث : ٩٩ / ٣٧٣٧ ،

كمال الدين و تمام النعمة: ٣٥٧ / ٥٤ ؛ ينابيع المودة: (٤٢٢)**

ហើយព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "អាច្ឆិ បាស្មៀរអើយ! បរមសុខនឹងបានលើបណ្តាស្ត្រីអាស៊ីហ្គា អាល់-ក្តិអ៊ីម عجل الله فرجك យើង عليهم السلام បណ្តាអ្នកដែលរង់ចាំព្រះអង្គ عجل الله فرجك ងើបឡើងវិញក្នុងពេលព្រះអង្គ عجل الله فرجك កំបាំងខ្លួននិងដែលជាបណ្តាអ្នកដែលតាមព្រះអង្គ عجل الله فرجك ពេលព្រះអង្គ عجل الله فرجك ងើបឡើងវិញ ។ ពួកគេទាំងនេះជាមិត្តរបស់អល់ឡោះហ្គ័រ وحد [90:៦២] ពួកគេមិនជួបប្រទះសេចក្តីភ័យខ្លាចទេ ពួកគេមិនមានទុក្ខព្រួយទេ ។
(كمال الدين و تمام النعمة : 1 / 54 , ينابيع المودة : 1 : 422)

إِنَّ الَّذِينَ فَرَقُوا دِينَهُمْ وَكَانُوا شِيعًا لَسَتْ مِنْهُمْ فِي شَيْءٍ إِنَّمَا أَمْرُهُمْ إِلَى اللَّهِ ثُمَّ يُنَبِّئُهُم بِمَا كَانُوا يَفْعَلُونَ ﴿١٥٩﴾
១៥៩. បណ្តាអ្នកដែលបានបំបែកសាសនារបស់ខ្លួនហើយបានបង្កើតជានិកាយ អ្នកពុំមានអ្វីទាក់ទងជាមួយពួកគេទាំងនោះទេ ។ រឿងពួកគេស្រេចតែលើអល់ឡោះហ្គ័រ ហើយព្រះអង្គនឹងឲ្យពួកគេដឹងអ្វីដែលពួកគេបានសាង ។

អធិប្បាយអាយ៉ាស្ត ១៥៩

١/١٥٩/٦ عليُّ بْنُ إِبْرَاهِيمَ، قَالَ: حَدَّثَنِي أَبِي، عَنِ النَّضْرِ بْنِ سُؤَيْدٍ، عَنِ يَحْيَى الْحَلَبِيِّ، عَنِ الْمُعَلَّى بْنِ حُنَيْسٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ: ﴿إِنَّ الَّذِينَ فَرَقُوا دِينَهُمْ وَكَانُوا شِيعًا﴾، قَالَ: «فَارَقَ الْقَوْمُ وَاللَّهُ دِينَهُمْ». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٥٠٣ الحديث : ٩٩ / ٣٧٤٥، تفسير القمِّي - الجزء : ١ صفحة : ٢٢٢)**
6/159/1 [...] រាយការណ៍មកពី អាល់-មូអាឡា ប៊ិន យូណែស៍ តមកពី អាច្ឆិ អាប៊ុនឌុលឡោះហ្គ័រ صلوات الله عليه والسلام ដែលមានវចនៈអំពីព្រះបន្ទូលអល់ឡោះហ្គ័រ وحد [៦:១៥៩] បណ្តាអ្នកដែលបានបំបែកសាសនារបស់ខ្លួនហើយបានបង្កើតជានិកាយ ថា៖ "សូមស្ស្យថនឹងអល់ឡោះហ្គ័រ وحد មនុស្សចោលសាសនារបស់ខ្លួន ។"
(تفسير القمِّي : 1 : 222)

٢/١٥٩/٦ و العياشي عن الصادق عليه السلم قال: كان علي عليه السلم يقرؤها فاروقا دينهم قال فارق و الله القوم ﴿و كانوا شيعاً فرقاً﴾ يشيع كل فرقة اماماً. (تفسير الصافي , ج 2 , ص 174)
6/159/2 អាល់-អ៊ែយ៉ាស្ត្រីបានតំណាលតមកពីអាល់-ស្ត្រីខ្ចិក្តិ صلوات الله عليه والسلام ដែលមានវចនៈថា៖ "អាស៊ីហ្គា صلوات الله عليه والسلام តែងតែសូត្រអាយ៉ាស្ត្រីនេះថា៖ "[៦:១៥៩] ចោលសាសនាខ្លួន (ជួស "បំបែកសាសនារបស់ខ្លួន") ។" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "សូមស្ស្យថនឹងអល់ឡោះហ្គ័រ وحد មនុស្សបានបែកចេញ[ពីសាសនាខ្លួន] ពួកគេទៅជានិកាយ ។ និកាយនីមួយៗមានអ្វីម៉ាមួយ ។" (174 : 2) (تفسير الصافي)

مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرُ أَمْثَالِهَا وَمَنْ جَاءَ بِالسَّيِّئَةِ فَلَا يُجْزَى إِلَّا مِثْلَهَا وَهُمْ لَا يُظْلَمُونَ ﴿٣٠﴾
១៦០. អ្នកណាមកជាមួយទង្វើល្អ អ្នកនោះនឹងបាន[ទទួលការតបស្នង]ដូចទង្វើល្អនោះដប់ដង ។ អ្នកណាមកជាមួយទង្វើអាក្រក់ អ្នកនោះនឹងត្រូវសងវិញដូចគ្នាតែនឹងទង្វើអាក្រក់នោះទេ ។ ពួកគេនឹងពុំរងប្រការអយុត្តិធម៌ទេ ។

អធិប្បាយអាយ៉ាស្ត ១៦០

١/١٦٠/٦ مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عَدَّةٍ مِنْ أَصْحَابِنَا، عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنِ الْبَرْقِيِّ، عَنِ الْقَاسِمِ بْنِ مُحَمَّدٍ، عَنِ الْعَيْصِ، عَنْ نَجْمِ بْنِ حُطَيْمٍ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: «مَنْ نَوَى الصَّوْمَ ثُمَّ دَخَلَ عَلَى أَحِيهِ فَسَأَلَهُ أَنْ يُفْطِرَ عِنْدَهُ فَلْيُفْطِرْ وَ لْيُدْخِلْ عَلَيْهِ الشُّرُورَ، فَإِنَّهُ يُحْتَسَبُ لَهُ بِذَلِكَ الْيَوْمِ عَشْرَةٌ أَيَّامٍ، وَ هُوَ قَوْلُ اللَّهِ عَزَّ وَ جَلَّ: ﴿مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرُ أَثْمَالِهَا﴾» (البرهان في تفسير القرآن ١ - الجزء: ٢ : صفحة : ٥٠٣ الحديث : ٣٧٤٧ / ٩٩ ، الكافي - الجزء : ٤ : صفحة : ١٥٠ : الحديث : ٢)**

6/160/1 រាយការណ៍មកពី [...] ណាយ្យូ ប៊ិន ហ្គាទ្រីម តមកពី អាហ្វិ យ៉ុក្តូហ្គារ^{صلوات الله عليه والسلم} ដែលមានវចនៈ: [អំពីទង្វើល្អ]ថា៖ "បុគ្គលដែលចាប់ផ្តើមកាន់សីលត្រណាម ហើយបានទៅជួបបងប្អូនខ្លួន ។ បងប្អូនបុគ្គលនោះសូមឲ្យស្រាយសីលត្រណាមនោះជាមួយគាត់ ។ បុគ្គលនោះក៏បានស្រាយសីលត្រណាមហើយក៏មានសេចក្តីរីករាយ ។ គេរាប់ការកាន់សីលត្រណាមរបស់បុគ្គលនោះសម្រាប់ថ្ងៃនោះស្មើនឹងដប់ថ្ងៃកាន់សីលត្រណាម នេះគឺព្រះបន្ទូលអល់ឡោះហ្វ្លៃ^{رحمته} [៦:១៦០] អ្នកណាមកជាមួយទង្វើល្អ អ្នកនោះនឹងបានដូចទង្វើល្អនោះដប់ដង ។" (الكافي 4 : 150 / 2)

٢/١٦٠/٦ وَ عَنْهُ: عَنْ عَدَّةٍ مِنْ أَصْحَابِنَا، عَنْ سَهْلِ بْنِ زِيَادٍ، عَنْ أَحْمَدَ بْنِ مُحَمَّدٍ بْنِ أَبِي نَصْرِ، قَالَ: سَأَلْتُ أَبَا الْحَسَنِ (عَلَيْهِ السَّلَامُ) عَنِ الصِّيَامِ فِي الشَّهْرِ كَيْفَ هُوَ؟ قَالَ: «ثَلَاثٌ فِي الشَّهْرِ فِي كُلِّ عَشْرَةٍ يَوْمٌ، إِنَّ اللَّهَ تَبَارَكَ وَ تَعَالَى يَقُولُ: ﴿مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرُ أَثْمَالِهَا﴾» (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٥٠٤ : الحديث : ٣٧٤٩ / ٩٩ ، الكافي - الجزء : ٤ : صفحة : ٩٣ : الحديث : ٧)**

6/160/2 [...] អាស៊ុយ៉ាដូ ប៊ិន មូហាំម៉ាដូ ប៊ិន អាហ្វិ ណាស្មៀរ បានថាខ្ញុំបានសួរ អាហ្វិ អាល់-ហ្គាសាន់^{صلوات الله عليه والسلم} អំពីការកាន់សីលត្រណាមក្នុងខែថាតើគេធ្វើដូចម្តេច ? ព្រះអង្គ^{صلوات الله عليه والسلم} មានវចនៈថា៖ "បីថ្ងៃក្នុងមួយខែ ។ [កាន់សីលត្រណាម]មួយថ្ងៃរៀងរាល់ដប់ថ្ងៃ ។ អល់ឡោះហ្វ្លៃ^{تبارك وتعالى} មានព្រះបន្ទូលថា៖ [៦:១៦០] អ្នកណាមកជាមួយទង្វើល្អ អ្នកនោះនឹងបានដូចទង្វើល្អនោះដប់ដង ។" (الكافي 4 : 93 / 7)

٣/١٦٠/٦ أَحْمَدُ بْنُ مُحَمَّدٍ بْنِ خَالِدِ الْبَرْقِيِّ: عَنْ أَبِيهِ، عَنِ النَّضْرِ، عَنِ يَحْيَى الْخَلْبِيِّ، عَنِ ابْنِ مُسْكَانَ، عَنِ زُرَّارَةَ، قَالَ سِئَلُ أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) وَ أَنَا جَالِسٌ عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ: ﴿مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرُ أَثْمَالِهَا﴾ يَجْرِي لَهُوَلَاءَ مِمَّنْ لَا يَعْرِفُ مِنْهُمْ هَذَا الْأَمْرَ؟ فَقَالَ: «إِنَّمَا هِيَ لِلْمُؤْمِنِينَ خَاصَّةٌ».

6/160/3 [...] ស្វីរ៉េវ៉ះត្តិ បានថាគេបានសួរ អាហ្វិ អាប់ខុលឡោះហ្វ្លៃ^{صلوات الله عليه والسلم} កាលខ្ញុំនៅទីនោះ អំពីព្រះបន្ទូលអល់ឡោះហ្វ្លៃ^{رحمته} [៦:១៦០] អ្នកណាមកជាមួយទង្វើល្អ អ្នកនោះនឹងបានដូចទង្វើល្អនោះដប់ដង ថាតើអាយ៉ាស៊ុនេះអនុវត្តទៅលើបុគ្គលដែលមិនទទួលស្គាល់រឿងនេះ (គឺវិទ្យាយ៉ាស៊ុ) ក្នុងចំណោមព្រះអង្គ^{صلوات الله عليه والسلم} ព្រះអង្គ^{صلوات الله عليه والسلم} មានវចនៈថា៖ "អាយ៉ាស៊ុសម្រាប់តែបណ្តាអ្នកមានសទ្ធា[ចំពោះវិទ្យាយ៉ាស៊ុ]ដាច់មុខ ។"

فَقُلْتُ لَهُ: أَصْلَحَكَ اللَّهُ، أَرَأَيْتَ مَنْ صَامَ وَ صَلَّى وَ اجْتَنَبَ الْمَحَارِمَ وَ حَسَنَ وَرَعُهُ مِمَّنْ لَا يَعْرِفُ وَ لَا يَنْصِبُ؟ فَقَالَ: «إِنَّ اللَّهَ يُدْخِلُ أَوْلِيَاكَ الْجَنَّةَ بِرَحْمَتِهِ» (البرهان في تفسير القرآن ١ - الجزء : ٢ : صفحة : ٥٠٤ : الحديث : ٣٧٥٠ / ٩٩ ، المحاسن - الجزء : ١ : صفحة : ١٥٨ : الحديث : ٩٤)**

ខ្ញុំបានសួរព្រះអង្គ^{صلوات الله عليه والسلم} ថា៖ "សូមអល់ឡោះហ្វ្លៃ^{رحمته} ថែរក្សាព្រះអង្គ^{صلوات الله عليه والسلم} ឲ្យបានគង់វង្ស ។ បើអ្នកនោះកាន់សីលត្រណាម ស្មើគ្នាត្តិ ចៀសឆ្ងាយពីបាប ធ្វើល្អនិងមានសទ្ធាស៊ប់ចិត្ត មិនទទួលស្គាល់[ព្រះអង្គ^{صلوات الله عليه والسلم}]

ទេ មិនប្រមាទព្រះអង្គ^{صلوات الله عليه والسلام}ទេ ?" ព្រះអង្គ^{صلوات الله عليه والسلام}មានវចនៈថា៖ "អល់ឡោះហ្ន៎^{عز وجل}នឹងឲ្យអ្នកនោះចូលឋានសួគ៌អាស្រ័យព្រះមេត្តាប្រណិរស្សព្រះអង្គ^{عز وجل}" (94 / 158) (المحاسن: 1)

٤/١٦٠/٦ ابنُ بَابُوَيْهٍ: عَنْ أَبِيهِ، قَالَ: حَدَّثَنَا سَعْدُ بْنُ عَبْدِ اللَّهِ، عَنْ يَعْقُوبَ بْنِ يَرِيدٍ، عَنِ ابْنِ أَبِي عُمَيْرٍ، عَنْ هِشَامِ بْنِ سَلْمٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «كَانَ عَلِيُّ بْنُ الْحُسَيْنِ (صَلَوَاتُ اللَّهِ عَلَيْهِمَا) يَقُولُ: وَيْلٌ لِمَنْ عَلَبَتْ أَحَادُهُ أَعْيَارُهُ».

6/160/4 [...] ហ្ន៎ស្នាំ ប៊ីន សាលិម បានរាយការណ៍តមកពី អាថ្នី អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلام}ដែលមានវចនៈថា អាល្លី^{صلوات الله عليه والسلام} ប៊ីន អាណ-ហ្ន៎សែនី^{صلوات الله عليه والسلام}តែងតែមានវចនៈថា៖ "អបមង្គលលើបុគ្គលណាដែលមាន "មួយ" ចាញ់ "ដប់" ។"

فَقُلْتُ لَهُ: وَ كَيْفَ هَذَا؟ فَقَالَ: «أ مَا سَمِعْتَ اللَّهَ عَزَّ وَ جَلَّ يَقُولُ: ﴿مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرٌ أَثْمَالُهَا وَ مَنْ جَاءَ بِالسَّيِّئَةِ فَلَا يُجْزَى إِلَّا مِثْلَهَا﴾؟ فَالْحَسَنَةُ الْوَاحِدَةُ إِذَا عَمِلَهَا كُتِبَتْ لَهُ عَشْرًا، وَ السَّيِّئَةُ الْوَاحِدَةُ إِذَا عَمِلَهَا كُتِبَتْ لَهُ وَاحِدَةٌ، فَتَعُودُ بِاللَّهِ مِمَّنْ يَرْتَكِبُ فِي يَوْمٍ وَاحِدٍ عَشْرَ سَيِّئَاتٍ وَ لَا تَكُونُ لَهُ حَسَنَةٌ وَاحِدَةٌ فَتَعْلَبُ حَسَنَاتُهُ سَيِّئَاتِهِ». (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٥٠٤

الحديث : ٩٩ / ٣٧٥١ ، معاني الأخبار - الجزء : ١ : صفحة : ٢٤٨ الحديث : (١)**

ខ្ញុំបានទូលថា៖ "តើអាចទៅជាដូច្នោះបានដូចម្តេច?" ព្រះអង្គ^{صلوات الله عليه والسلام}មានវចនៈថា៖ "លោកមិនបានឮអល់ឡោះហ្ន៎^{عز وجل}មានព្រះបន្ទូលទេថា៖ [៦:១៦០] អ្នកណាមកជាមួយទង្វើល្អ អ្នកនោះនឹងបានដូចទង្វើល្អនោះដប់ដង ។ អ្នកណាមកជាមួយទង្វើអាក្រក់ អ្នកនោះនឹងត្រូវសងវិញដូចគ្នាតែនឹងទង្វើអាក្រក់នោះទេ? ដូច្នោះពេលបុគ្គលធ្វើអំពើល្អមួយ គេនឹងកត់ត្រាដប់[ទង្វើល្អ]ទុកឲ្យបុគ្គលនោះ ។ ពេលបុគ្គលនោះធ្វើអំពើអាក្រក់មួយ គេនឹងកត់ត្រាតែមួយទេសម្រាប់ជំទាស់បុគ្គលនោះ ។ យើងសូមអល់ឡោះហ្ន៎^{عز وجل}ជួយឲ្យរួចផុតពីបុគ្គលដែលប្រព្រឹត្តអំពើអាក្រក់ដប់ក្នុងមួយថ្ងៃ ។ បុគ្គលនោះមិនមាននូវទង្វើល្អណាមួយទេ ទង្វើល្អរបស់បុគ្គលនោះត្រូវទង្វើអាក្រក់របស់ខ្លួនគ្របដណ្តប់ (គឺត្រូវអំពើអាក្រក់ស៊ីអស់) ។" (1 / 248) (معاني الاخبار)

٥/١٦٠/٦ الْعِيَّاشِيُّ: عَنِ السَّكُونِيِّ، عَنْ جَعْفَرِ بْنِ مُحَمَّدٍ، عَنْ أَبِيهِ (عَلَيْهِمَا السَّلَامُ) قَالَ: «قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): مَنْ صَامَ ثَلَاثَةَ أَيَّامٍ فِي الشَّهْرِ فَقِيلَ لَهُ: أَنْتَ صَائِمُ الشَّهْرِ كُلِّهِ؟ فَقَالَ: نَعَمْ، فَقَدْ صَدَقَ، لِأَنَّ اللَّهَ تَعَالَى يَقُولُ: ﴿مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرٌ أَثْمَالُهَا﴾». (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٥٠٥ الحديث : ٩٩ / ٣٧٥٣ ، تفسير العيَّاشي - الجزء : ١ : صفحة

: ٣٨٥ الحديث : (١٣٢)**

6/160/5 អាណ-អ៊ែយ៉ាស៊ីបានតំណាលតមកពី អាណ-សាក្វីនីដែលបានតំណាលតមកពី យ៉ាក្នុហ្វារ ប៊ីន មូហ្នាំម៉ាដូ^{صلوات الله عليه والسلام} តមកពីព្រះបិតា^{صلوات الله عليه والسلام}ព្រះអង្គ^{صلوات الله عليه والسلام}ដែលមានវចនៈថាវិស្វលុលឡោះហ្ន៎^{عز وجل}មានព្រះវចនៈថា៖ "អ្នកណាកាន់សីលត្រណាមបីថ្ងៃក្នុងមួយខែ ។ គេបានសួរអ្នកនោះថា៖ "លោកបានកាន់សីលត្រណាមពេញមួយខែមែនទេ?" អ្នកនោះនឹងថា៖ "មែន" អ្នកនោះនិយាយពិតព្រោះអល់ឡោះហ្ន៎^{عز وجل}មានព្រះបន្ទូលថា៖ [៦:១៦០] អ្នកណាមកជាមួយទង្វើល្អ អ្នកនោះនឹងបានដូចទង្វើល្អនោះដប់ដង ។"

(تفسير العيَّاشي 1: 132/385)

٦/١٦٠/٦ قَالَ مُحَمَّدُ بْنُ عَيْسَى: فِي رِوَايَةِ شَرِيفٍ، فِي رِوَايَةِ مُحَمَّدِ بْنِ عَلِيٍّ (عَلَيْهِمَا السَّلَامُ)... : «الْحَسَنَةُ الَّتِي عَنَى اللَّهُ وَلَا يُثَنَّنَا أَهْلَ الْبَيْتِ، وَ السَّيِّئَةُ عَدَاؤُنَا أَهْلَ الْبَيْتِ». (البرهان في تفسير القرآن ١ - الجزء ٢ : صفحة : ٥٠٥ الحديث : ٩٩ / ٣٧٥٨ ، تفسير العيَّاشي -

الجزء : ١ (صفحة : ٣٨٦ الحديث : ١٣٧)**

6/160/6 មូហាំម៉ាដ្ឋ ប៊ិន អ៊ីសាបានថ្លែងនៅក្នុងសេចក្តីរាយការណ៍ថ្លៃថ្នូរមួយ តមកពី មូហាំម៉ាដ្ឋ ប៊ិន អាលី صلوات الله عليه والسلام ថា: "ទង្វើល្អដែលអស់ឡោះហ្ន៎ رحمته ចែងនោះគឺវិទ្យាយ៉ាស្តយើង عليه السلام ព្រះរាជកុលដ្ឋាន عليهم السلام ។ ទង្វើអាក្រក់គឺពួកសត្រូវរបស់យើង عليهم السلام [គឺសត្រូវ]របស់ព្រះរាជកុលដ្ឋាន عليهم السلام ។"

(تفسير العياشي 1 : 137 / 386)

٧/١٦٠/٦ عَنْ زُرَّارَةَ، عَنْهُ (عَلَيْهِ السَّلَامُ) ﴿مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرُ أَثْمَانِهَا﴾ قَالَ: «مَنْ ذَكَرَهَا فَلَعَنَهُمَا كُلٌّ عَدَاوٍ كَتَبَ اللَّهُ لَهُ سَبْعِينَ حَسَنَةً وَحَا عَنْهُ عَشْرَ سَيِّئَاتٍ، وَ رَفَعَ لَهُ عَشْرَ دَرَجَاتٍ». (تفسير العياشي 1 : 140 / 387)**

6/160/7 សូរ្យវិញ្ញាណកម្ម បានតំណាលតមកពីព្រះអង្គ صلوات الله عليه والسلام (គឺអ៊ីម៉ាហ្គាសាន់ صلوات الله عليه والسلام ទី៦) ដែលមានរចនៈអំពី [៦:១៦០] អ្នកណាមកជាមួយទង្វើល្អ អ្នកនោះនឹងបានដូចទង្វើល្អនោះដប់ដង ថា: "អ្នកណា ថ្លែងអំពីបុគ្គលទាំង ពីរនោះ: (គឺបុគ្គលទីមួយនិងបុគ្គលទីពីរ) ហើយដាក់បណ្តាសាបុគ្គលទាំងពីរនេះរៀងរាល់ព្រឹក អស់ឡោះហ្ន៎ رحمته នឹងកត់ត្រាទុកឲ្យអ្នកនោះនូវរង្វាន់ចំនួនចិតសិប ព្រះអង្គ رحمته នឹងលុបដប់ទង្វើអាក្រក់របស់ អ្នកនោះចោល ហើយព្រះអង្គ رحمته នឹងលើកអ្នកនោះឡើងដប់លំដាប់ថ្នាក់ ។"

(تفسير العياشي 1 : 140 / 387)

٨/١٦٠/٦ ثُمَّ قَالَ عَلَيْهِ السَّلَامُ: فَإِنَّ مَنْ اتَّبَعَ هَوَاهُ، وَ أَعْجَبَ بِرَأْيِهِ كَانَ كَرَجُلٍ سَمِعْتُ عَنَاءَ الْأَعْمَةِ تُعْظِمُهُ وَ تَصِفُهُ، فَأَحْبَبْتُ لِقَاءَهُ مِنْ حَيْثُ لَا يَعْرِفُنِي لِأَنْظُرَ مِقْدَارَهُ وَ مَحَلَّهُ فَرَأَيْتُهُ فِي مَوْضِعٍ قَدْ أَحْدَقَ بِهِ خَلْقٌ مِنْ عَنَاءِ الْأَعْمَةِ، فَوَقَفْتُ مُنْتَبِذًا عَنْهُمْ، مُعْشَبًا بِلِقَامِ أَنْظُرٍ إِلَيْهِ وَ إِلَيْهِمْ، فَمَا زَالَ يُرَاوِعُهُمْ حَتَّى خَالَفَ طَرِيقَهُمْ فَفَارَقَهُمْ، وَ لَمْ يَعُدْ فَتَفَرَّقَتِ الْأَعْمَةُ عَنْهُ لِحَوَائِجِهِمْ. وَ تَبِعْتُهُ أَفْتَقِي أَثَرَهُ، فَلَمْ يَلْبَثْ أَنْ مَرَّ بِحَبَّازٍ فَتَعَفَّلَهُ، فَأَخَذَ مِنْ دُكَّانِهِ رَغِيفَيْنِ مُسَارِقَةً، فَتَعَجَّجْتُ مِنْهُ، ثُمَّ قُلْتُ فِي نَفْسِي: لَعَلَّهُ مُعَامَلَةٌ.

6/160/8 ព្រះអង្គ صلوات الله عليه والسلام (គឺអ៊ីម៉ាហ្គាសាន់ អាល-អ៊ាស់ការី صلوات الله عليه والسلام) មានរចនៈថា: "អ្នកណាតាមចំណង់ខ្លួនឯង ស្រឡាញ់មតិខ្លួនឯងដប់ចិត្ត អ្នកនោះដូចបុគ្គលដែលឮមស្តីសាមញ្ញកោតសរសើរថាជាអ្នកធំដុំ ។ صلوات الله عليه والسلام ចង់ជួបអ្នកនោះដោយមិនឲ្យអ្នកនោះដឹងខ្លួនដើម្បីនឹងបានឃើញផ្ទាល់ភ្នែកឥទ្ធិពលនិងឋានៈអ្នកនោះ ។ ខ្ញុំ صلوات الله عليه والسلام ឃើញអ្នកនោះពីកន្លែងដែលពួកមុស្តីសាមញ្ញលើកតម្កើងអ្នកនោះជាតារាមួយដួង ។ ខ្ញុំ صلوات الله عليه والسلام បានបិទ មុខឃ្នាំមើលអ្នកនោះនិងពួកគេពីកន្លៀតមួយ ។ បន្ទាប់ពីបាននិយាយចប់ហើយ មនុស្សបានបែកហូងគ្នា អ្នក នោះក៏បានដើរចេញ ។ ខ្ញុំ صلوات الله عليه والسلام បានដើរតាមអ្នកនោះ ឃើញអ្នកនោះឈប់ពីមុខហាងនំបាំងហើយបានលូចនំ បាំងពីរដុំពីហាងនោះ ហើយដើរចេញ ។ ខ្ញុំ صلوات الله عليه والسلام ឆ្ងល់ដែលបានឃើញបែបនេះ ។ ខ្ញុំ صلوات الله عليه والسلام ក៏បាននឹកក្នុងចិត្តថា ប្រហែលគាត់ទាំងពីរនាក់នេះធ្វើការជួញដូរជាមួយគ្នាទេដឹង ។

ثُمَّ مَرَّ بَعْدَهُ بِصَاحِبِ رُمَانٍ، فَمَا زَالَ بِهِ حَتَّى تَعَفَّلَهُ فَأَخَذَ مِنْ عِنْدِهِ رُمَانَيْنِ مُسَارِقَةً فَتَعَجَّجْتُ مِنْهُ، ثُمَّ قُلْتُ [فِي نَفْسِي]: لَعَلَّهُ مُعَامَلَةٌ، ثُمَّ أَقُولُ: وَ مَا حَاجَتُهُ [إِذَا] إِلَى الْمُسَارِقَةِ! ثُمَّ لَمْ أَزَلْ أَتَّبِعُهُ حَتَّى مَرَّ بِمَرِيضٍ، فَوَضَعَ الرِّغِيفَيْنِ وَ الرُّمَانَيْنِ بَيْنَ يَدَيْهِ وَ مَضَى، وَ تَبِعْتُهُ حَتَّى اسْتَفَرَّرَ فِي بُغْعَةٍ مِنْ صَحْرَاءٍ فُقُلْتُ لَهُ: يَا عَبْدَ اللَّهِ لَقَدْ سَمِعْتُ بِكَ [خَيْرًا] وَ أَحْبَبْتُ لِقَاءَكَ، فَلَقَيْتُكَ، لَكِنِّي رَأَيْتُ مِنْكَ مَا شَغَلَ قَلْبِي، وَ إِنِّي سَأَلْتُكَ عَنْهُ، لِيُرْوَلَ بِهِ شُغْلُ قَلْبِي. قَالَ: مَا هُوَ؟ قُلْتُ: رَأَيْتُكَ مَرَزْتَ بِحَبَّازٍ فَسَرَقْتَ مِنْهُ رَغِيفَيْنِ، ثُمَّ مَرَزْتَ بِصَاحِبِ الرُّمَانِ فَسَرَقْتَ مِنْهُ رُمَانَيْنِ! قَالَ: فَقَالَ لِي: قَبْلَ كُلِّ شَيْءٍ حَدِّثْنِي مَنْ أَنْتَ؟ قُلْتُ لَهُ: رَجُلٌ مِنْ وُلْدِ آدَمَ مِنْ أُمَّةٍ مُحَمَّدٌ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ. قَالَ: حَدِّثْنِي بِمَنْ أَنْتَ؟ قُلْتُ: رَجُلٌ مِنْ أَهْلِ بَيْتِ رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ.

អ្នកនោះបន្តដំណើរ បានឈប់ពីមុខកន្លែងលក់ថ្លៃទឹម ខ្ញុំ صلوات الله عليه والسلام បានឃើញអ្នកនោះលូចថ្លៃទឹមពីរ ។ ខ្ញុំ صلوات الله عليه والسلام ភ្ញាក់ផ្អើល តែខ្ញុំ صلوات الله عليه والسلام គិតថាគាត់ទាំងពីរនាក់នេះធ្វើការជួញដូរជាមួយគ្នាទេដឹង ។ តែខ្ញុំ صلوات الله عليه والسلام គិតក្នុង

ចិត្តថាបើអ្នកទាំងពីរស្គាល់គ្នាមែន ម្តេចបានជាលូចគ្នា ? អ្នកនោះបានបន្តដំណើរ ហើយបានឈប់ពីមុខ
 អ្នកដើម្បីម្នាក់ ដាក់ជំនំបាំងនិងផ្លែទទឹមពីមុខអ្នកដើម្បីនោះហើយដើរចេញ ។ ខ្ញុំ ^{صلوات الله عليه والسلام} បានដើរតាមអ្នកនោះ
 លុះអ្នកនោះបានទៅដល់ព្រៃហើយបានឈប់ត្រង់នោះ ។ ខ្ញុំ ^{صلوات الله عليه والسلام} បានទៅជិតអ្នកនោះ និយាយជាមួយ
 អ្នកនោះថា៖ "បារអល់ឡោះហ្ន៎ ^{عز وجل} អើយ ! ខ្ញុំ ^{صلوات الله عليه والسلام} បានឮគេនិយាយល្អអំពីលោក ខ្ញុំ ^{صلوات الله عليه والسلام} ចង់ជួបលោក ។
 តែខ្ញុំ ^{صلوات الله عليه والسلام} បានឃើញលោកធ្វើអំពើមួយចំនួនដែលចិត្តខ្ញុំ ^{صلوات الله عليه والسلام} មិនអាចទទួលយកបាន ។ ខ្ញុំ ^{صلوات الله عليه والسلام} ចង់សួរ
 លោកអំពីរឿងនេះ ។" អ្នកនោះបានថា៖ "លោក ^{صلوات الله عليه والسلام} ចង់ដឹងអ្វី ?" ខ្ញុំ ^{صلوات الله عليه والسلام} បានថា៖ "ខ្ញុំ ^{صلوات الله عليه والسلام} បានឃើញ
 លោកដើរកាត់មុខហាងលក់នំបាំង បានលូចនំបាំងពីរដុំ ។ លោកបានដើរកាត់តាមហាងលក់ផ្លែទទឹម
 ហើយបានលូចផ្លែទទឹមពីរ ។" គួរតែអ្នកនោះឆ្លើយសំណួរខ្ញុំ ^{صلوات الله عليه والسلام} អ្នកនោះបែរជាសួរខ្ញុំ ^{صلوات الله عليه والسلام} វិញមុន ខ្ញុំ
^{صلوات الله عليه والسلام} សួរឲ្យចប់សំណួរ ។ អ្នកនោះបានសួរខ្ញុំ ^{صلوات الله عليه والسلام} ថា៖ "លោក ^{صلوات الله عليه والسلام} ជាអ្នកណា ?" ខ្ញុំ ^{صلوات الله عليه والسلام} បានឆ្លើយថា៖
 "ខ្ញុំ ^{صلوات الله عليه والسلام} ជាកូនអាជ្ញា ^{عليه وآله وسلم} ម្នាក់ ជាសមាជិកម្នាក់របស់សហគមន៍មូហាំម៉ាដ្ឋ ^{عليه وآله وسلم} ហើយជាសមាជិកព្រះរាជ
 កុលដ្ឋាន ^{عليهم} របស់ព្រះអង្គ ^{عليه وآله وسلم} ។"

قَالَ: أَيْنَ بَلَدُكَ؟ قُلْتُ: الْمَدِينَةُ . قَالَ: لَعَلَّكَ جَعْفَرُ بْنُ مُحَمَّدٍ بْنِ عَلِيٍّ بْنِ الْحُسَيْنِ بْنِ عَلِيٍّ بْنِ أَبِي طَالِبٍ قُلْتُ: بَلَى . قَالَ لِي: فَمَا
 يَنْفَعُكَ شَرَفٌ [أَهْلِكَ وَ] أَصْلُكَ مَعَ جَهْلِكَ بِمَا شَرُفْتَ بِهِ، وَ تَرَكْتَ عِلْمَ جَدِّكَ وَ أَبِيكَ لِغَلَا تُنْكِرَ مَا يَجِبُ أَنْ تَحْمَدَ وَ تَمْدَحَ فَاعْلَمْ!
 قُلْتُ: وَ مَا هُوَ؟ قَالَ: الْقُرْآنُ كِتَابُ اللَّهِ . قُلْتُ: وَ مَا الَّذِي جَهَلْتُ مِنْهُ؟ قَالَ: قَوْلُ اللَّهِ عَزَّ وَ جَلَّ: ﴿مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرُ أَمْثَلِهَا
 وَ مَنْ جَاءَ بِالسَّيِّئَةِ فَلَا يُجْزَى إِلَّا مِثْلَهَا﴾ وَ إِنِّي لَمَّا سَرَفْتُ الرَّغِيفَيْنِ كَانَتْ سَيِّئَتَيْنِ، وَ لَمَّا سَرَفْتُ الرُّمَاتَيْنِ كَانَتْ سَيِّئَتَيْنِ فَهَذِهِ أَرْبَعُ
 سَيِّئَاتٍ، فَلَمَّا تَصَدَّقْتُ بِكُلِّ وَاحِدَةٍ مِنْهَا كَانَتْ أَرْبَعِينَ حَسَنَةً، فَانْتَقَصَ مِنْ أَرْبَعِينَ حَسَنَةً أَرْبَعُ (حَسَنَاتٍ بِأَرْبَعِ سَيِّئَاتٍ) بَقِيَ لِي سِتُّ
 وَ ثَلَاثُونَ حَسَنَةً.

អ្នកនោះបានសួរថា៖ "លោក ^{صلوات الله عليه والسلام} មកពីស្រុកណា ?" ខ្ញុំ ^{صلوات الله عليه والسلام} បានថា៖ "អាល-ម៉ាឌីណាស្ក់ ។" អ្នកនោះ
 បានថា៖ "លោក ^{صلوات الله عليه والسلام} ប្រហែលជា យ៉ាកុប្យារ ប៊ិន មូហាំម៉ាដ្ឋ ប៊ិន អុលី ប៊ិន អាល-ហ្វ៊ីសែន ប៊ិន អុលី
 ប៊ិន អាហ្វិ គ្លីលីប ^{عليه وآله وسلم} មែនទេ ?" ខ្ញុំ ^{صلوات الله عليه والسلام} បានថា៖ "មែន ។" អ្នកនោះថា៖ "តើកិត្តិយសវង្សត្រកូល
 លោក ^{صلوات الله عليه والسلام} មានប្រយោជន៍អ្វីសម្រាប់លោក ^{صلوات الله عليه والسلام} បើលោក ^{صلوات الله عليه والسلام} មិនស្គាល់កិត្តិយស មិនមានចំណេះ
 ចេះដឹងរបស់ដួនតា ^{عليهم} លោក ^{صلوات الله عليه والسلام} ទេនោះ ?" ខ្ញុំ ^{صلوات الله عليه والسلام} បានថា៖ "តើខ្ញុំ ^{صلوات الله عليه والسلام} មិនចេះដឹងអ្វីខ្លះ ?" អ្នកនោះ
 បានថា៖ "គួរអាន ព្រះគម្ពីរអល់ឡោះហ្ន៎ ^{عز وجل} ។" ខ្ញុំ ^{صلوات الله عليه والسلام} បានថា៖ "តើខ្ញុំ ^{صلوات الله عليه والسلام} មិនដឹងអ្វីអំពីគួរអាននោះ ?"
 អ្នកនោះថា៖ "ព្រះបន្ទូលអល់ឡោះហ្ន៎ ^{عز وجل} [៦:១៦០] អ្នកណាមកជាមួយទង្វើល្អ អ្នកនោះនឹងបានដូចទង្វើ
 ល្អនោះដប់ដង ។ អ្នកណាមកជាមួយទង្វើអាក្រក់ អ្នកនោះនឹងត្រូវសងវិញដូចគ្នាតែនឹងទង្វើអាក្រក់
 នោះទេ ។ ពួកគេនឹងពុំរងប្រការអយុត្តិធម៌ទេ ។ ពេលខ្ញុំលូចនំបាំងពីរដុំ វាជាទង្វើអាក្រក់ពីរ ។ ពេលខ្ញុំ
 លូចផ្លែទទឹមពីរ វាជាទង្វើអាក្រក់ពីរ ។ ដូច្នេះនោះគឺទង្វើអាក្រក់បួន ។ ពេលខ្ញុំឲ្យទាំងអស់នោះជាទាន
 ខ្ញុំបានធ្វើទង្វើល្អសែសិប ។ ដូច្នេះពេលលោកដកបួន (គឺបួនទង្វើអាក្រក់) ចេញពីសែសិបនេះ (គឺ
 សែសិបប្រការល្អនេះ) វានៅសល់សាមសិបប្រាំមួយទង្វើល្អសម្រាប់ខ្ញុំ ។"

قُلْتُ: ثَكَرْتُكَ أُمَّكَ أَنْتَ الْجَاهِلُ بِكِتَابِ اللَّهِ تَعَالَى، أَمَا سَمِعْتَ قَوْلَ اللَّهِ تَعَالَى: ﴿إِنَّمَا يَتَقَبَّلُ اللَّهُ مِنَ الْمُتَّقِينَ﴾ إِنَّكَ لَمَّا سَرَفْتَ الرَّغِيفَيْنِ
 كَانَتْ سَيِّئَتَيْنِ وَ لَمَّا سَرَفْتَ الرُّمَاتَيْنِ كَانَتْ سَيِّئَتَيْنِ، وَ لَمَّا دَفَعْتَهُمَا إِلَى غَيْرِ صَاحِبِهِمَا، بَعِيرٍ أَمْرٍ صَاحِبِهِمَا، كُنْتَ إِنَّمَا أَصَفْتَ أَرْبَعَ
 سَيِّئَاتٍ إِلَى أَرْبَعِ سَيِّئَاتٍ، وَ لَمْ تُصَفْ أَرْبَعِينَ حَسَنَةً إِلَى أَرْبَعِ سَيِّئَاتٍ . فَجَعَلَ يُلَاحِظُنِي، فَتَرَكْتُهُ وَ انْصَرَفْتُ .
 ខ្ញុំ ^{صلوات الله عليه والسلام} បានថា៖ "សូមឲ្យម្តាយលោកបារម្ភដោយសារលោក ! លោកទេដែលមិនស្គាល់ព្រះគម្ពីរ
 អល់ឡោះហ្ន៎ ^{عليه وآله وسلم} នោះ មិនមែនខ្ញុំ ^{صلوات الله عليه والسلام} ទេ ។ លោកមិនបានឮព្រះបន្ទូលអល់ឡោះហ្ន៎ ^{عز وجل} ទេថា៖ [៥:២៧]

អាល់ឡោះហ្ន៎ទទួលយក[តង្វាយ]តែពីអ្នកណាដែលជឿស្របចិត្តទេ ។ ពេលលោកបានលូចនំបាំងពីរដុំ នេះគឺទង្វើអាក្រក់ពីរ ។ ពេលលោកបានលូចផ្លែទទឹមពីរ នេះគឺទង្វើអាក្រក់ពីរ ។ ពេលលោកឲ្យអ្វីទាំង នេះទៅអ្នកផ្សេងពីម្ចាស់របស់ទាំងនេះ ដោយពុំមានការអនុញ្ញាតពីម្ចាស់របស់ទាំងនេះទេ លោកបាន ថែមទង្វើអាក្រក់បួនលើទង្វើអាក្រក់បួន មិនបាននូវសេសបទង្វើល្អបូកនឹងបួនទង្វើអាក្រក់ទេ ។" អ្នក នោះមើលមកខ្ញុំ^{صلوات الله عليه والسلام} យ៉ាងភ័យ ។ ខ្ញុំ^{صلوات الله عليه والسلام} បានទុកអ្នកនោះនៅក្នុងសភាពនេះហើយបានដើរចេញ ។"

قَالَ الصَّادِقُ عَلَيْهِ السَّلَامُ: يُمَثِّلُ هَذَا التَّأْوِيلَ الْقَبِيحَ الْمُسْتَنْكَرَ يَضْلُونَ وَ يُضَلُّونَ. وَ هَذَا [خَوْ] تَأْوِيلَ مُعَاوِيَةَ عَلَيْهِ مَا يَسْتَحِقُّ - لَمَّا قُتِلَ عَمَّارُ بْنُ يَاسِرٍ (ره) فَارْتَعَدَتْ فَرَائِصُ خَلْقٍ كَثِيرٍ، وَ قَالُوا: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ: عَمَّارٌ تَقْتُلُهُ الْفِتْنَةُ الْبَاغِيَّةُ.

អាល់-ស្វ័ន្ទិក្ខ^{صلوات الله عليه والسلام} មានវចនៈថា៖ "នេះគឺការបកស្រាយអាក្រក់មួយដែលពួកគេធ្វើ ។ ពួកគេមិនត្រឹមតែ ធ្វើខុសទេ ថែមទាំងធ្វើឲ្យអ្នកផ្សេងខុសទៀតផង ។ នេះដូចការបកស្រាយប្រហាក់ប្រហែលរបស់ មូអារីយ៉ាស្តដែលបានធ្វើដើម្បីសម្លាប់ អ្នកម៉ារ ប៊ិន យ៉ាសៀរ^{عليه السلام} ។ មនុស្សយ៉ាងច្រើនបានម្តេចហើយថា រស្មីលុលឡោះហ្ន៎^{عليه السلام} មានព្រះវចនៈថា៖ "អ្នកម៉ារត្រូវក្រុមបះបោរសម្លាប់ ។"

فَدَخَلَ عَمْرُو بْنُ الْعَاصِ عَلَى مُعَاوِيَةَ، وَ قَالَ: يَا أَمِيرَ الْمُؤْمِنِينَ قَدْ هَاجَ النَّاسُ وَ اضْطَرُّوا. قَالَ: لِمَاذَا؟ قَالَ: لِقَتْلِ عَمَّارِ بْنِ يَاسِرٍ، حَيْثُ قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ: عَمَّارٌ تَقْتُلُهُ الْفِتْنَةُ الْبَاغِيَّةُ. فَقَالَ لَهُ مُعَاوِيَةُ: دُحِضَتْ فِي قَوْلِكَ، أَمْ تَقْتُلُنَا؟ إِمَّا قَتَلَهُ عَلِيُّ بْنُ أَبِي طَالِبٍ لِمَا أَلْفَاهُ بَيْنَ رِمَاحِنَا. فَاتَّصَلَ ذَلِكَ بِعَلِيِّ عَلَيْهِ السَّلَامُ، فَقَالَ عَلَيْهِ السَّلَامُ: إِذَا رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ هُوَ الَّذِي قَتَلَ حَمْرَةَ (ره) لِمَا أَلْفَاهُ بَيْنَ رِمَاحِ الْمُشْرِكِينَ. (التفسير المنسوب إلى الإمام العسكري عليه السلام ، ج 1 ، ص 44)

អ្នករូ ប៊ិន អាល់-អុស្វ័ន្ទិក្ខបានមកជួបមូអារីយ៉ាស្ត ប្រាប់មូអារីយ៉ាស្តថា៖ "លោកប្រមុខរបស់អ្នកមានសទ្ធា អីយ! ប្រជារាស្ត្ររំដើបរំជួលខ្លាំង ។" មូអារីយ៉ាស្តបានថា៖ "ហេតុអ្វី?" អ្នករូបានថា៖ "ដោយសារការ សម្លាប់ អ្នកម៉ារ ប៊ិន យ៉ាសៀរ^{عليه السلام} ព្រោះព្រះសាស្តា^{عليه السلام} មានព្រះវចនៈថាអ្នកម៉ារត្រូវក្រុមបះបោរសម្លាប់ ។" មូអារីយ៉ាស្តបានថា៖ "ខ្ញុំសូមឆ្លើយបដិសេធសម្តីលោក ។ តើយើងបានសម្លាប់គេទេ? អាលី^{صلوات الله عليه والسلام} ប៊ិន អាហ្វិ ត្ថ័លីប^{عليه السلام} ទេដែលបានសម្លាប់គេ ព្រោះគេ^{صلوات الله عليه والسلام} បានធ្វើឲ្យអ្នកម៉ារមកប្រឈមនឹងផ្លែលំពែងយើង ។" មូអារីយ៉ាស្តបានទម្លាក់ទោសទៅលើអាលី^{صلوات الله عليه والسلام} ។" ព្រះបរមអ៊ីម៉ា^{صلوات الله عليه والسلام} មានវចនៈថា៖ "ដូច្នោះ [បើយោល តាមការបកស្រាយរបស់មូអារីយ៉ាស្តនេះដែរ] មានន័យថាព្រះសាស្តា^{عليه السلام} ជាអ្នកសម្លាប់ ហ្ន៎ស្វ័ន្ទិក្ខ^{عليه السلام} ព្រោះព្រះអង្គ^{عليه السلام} បានធ្វើឲ្យហ្ន៎ស្វ័ន្ទិក្ខ^{عليه السلام} ប្រឈមនឹងផ្លែលំពែងពួកពហុទេពនិយម ។"

(5:27-31) (التفسير المنسوب إلى الإمام العسكري عليه السلام 1: 44)

قُلْ إِنِّي هَدَيْتَنِي رَبِّيَ إِلَى صِرَاطٍ مُسْتَقِيمٍ دِينًا قِيمًا مِلَّةَ إِبْرَاهِيمَ حَنِيفًا وَمَا كَانَ مِنَ الْمُشْرِكِينَ ﴿٣١﴾

១៦១. ចូរអ្នកថា៖ "[សម្រាប់]ខ្ញុំ ម្ចាស់ខ្ញុំបានដឹកនាំខ្ញុំទៅកាន់ព្រះមាតាត្រង់ត្រូវ [ទៅកាន់]ព្រះសាសនា ត្រឹមត្រូវ ដែលជាគោលជំនឿរបស់អ៊ីបរ៉ូហ្វីម បុគ្គលទៀងត្រង់ ។ គេពុំមែនជាបុគ្គលម្នាក់ដែលនៅក្នុង បណ្តាពួកផ្តួចផ្តុំហ៊ុនហាយទេ (គឺពុំមែនពួកពហុទេពនិយមទេដែលយកអ្វីផ្សេងមកបូករួមជាដៃគូជាមួយ អាល់ឡោះហ្ន៎) ។"

قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ ﴿٣٢﴾

១៦២. ចូរអ្នកថា៖ "នមស្តារខ្ញុំ ពលីកម្មរបស់ខ្ញុំ ជីវិតខ្ញុំនិងការស្លាប់របស់ខ្ញុំសម្រាប់អាល់ឡោះហ្ន៎ ម្ចាស់

ពិភពទាំងពួង ។

لَا شَرِيكَ لَهُ ۗ وَبِذَلِكَ أُمِرْتُ وَأَنَا أَوَّلُ الْمُسْلِمِينَ ﴿١٦٣﴾

១៦៣. ពុំមានដៃគូចូលរួមជាមួយព្រះអង្គទេ ។ គេដាក់បញ្ជាឲ្យខ្ញុំធ្វើបែបនេះ ។ ខ្ញុំជាបុគ្គលដំបូងបង្អស់ ក្នុងបណ្តាអ្នកចុះចូល ។"

قُلْ أَغَيْرَ اللَّهِ أَبْغَىٰ رَبًّا وَهُوَ رَبُّ كُلِّ شَيْءٍ ۗ وَلَا تَكْسِبُ كُلُّ نَفْسٍ إِلَّا عَلَيْهَا ۗ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۗ ثُمَّ إِلَىٰ رَبِّكُم مَّرْجِعُكُمْ فَيُنَبِّئُكُم بِمَا كُنتُمْ فِيهِ تَخْتَلِفُونَ ﴿١٦٤﴾

១៦៤. ចូរអ្នកថា៖ "ខ្ញុំគប្បីយកម្ចាស់ផ្សេងពីអស់ឡោះហ្ន៎ឬ ថ្វីបើព្រះអង្គជាម្ចាស់សព្វសារពើ?" អ្នកណាសាងអំពើ[អាក្រក់]ណាមួយ អំពើនោះបានតែលើអ្នកនោះទេ ។ ពុំមានអ្នកណាមួយលីវែកអម្រែក [បាបកម្ម]របស់អ្នកដទៃទេ ។ បន្ទាប់មកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅឯម្ចាស់ពួកអ្នកវិញ [ហើយពួកអ្នកនឹងត្រូវជំនុំជម្រះ] ។ ព្រះអង្គនឹងឲ្យពួកអ្នកដឹងអំពីរឿងដែលពួកអ្នកបានរិក្សា ។

وَهُوَ الَّذِي جَعَلَكَم خَلْفَ الْأَرْضِ وَرَفَعَ بَعْضَكُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِّيَلْوَكُم فِي مَا آتَاكُم ۗ إِنَّ رَبَّكَ سَرِيعُ الْعِقَابِ وَإِنَّهُ لَغَفُورٌ رَّحِيمٌ ﴿١٦٥﴾

១៦៥. ព្រះអង្គជាអ្នកធ្វើឲ្យពួកអ្នក [ដែលជាបណ្តាអ្នកមានសទ្ធាជ្រះថ្លានិងប្រកបដោយសច្ចធម៌] ជាអ្នកគ្រប់គ្រងនៅលើផែនដី ។ ព្រះអង្គបានលើកតម្កើងពួកអ្នកមួយចំនួនឲ្យមានឋានៈខ្ពស់លើសអ្នកដទៃទៀត ដើម្បីពិសោធល្បួងពួកអ្នកដោយអ្វីដែលព្រះអង្គបានប្រទានឲ្យពួកអ្នក ។ ម្ចាស់អ្នកទ្រង់រហ័សទូទាត់ ។ ព្រះអង្គអត់ឱន ព្រះអង្គមានព្រះមេត្តាករុណាប្រណី ។

អធិប្បាយអាយ៉ាត ១៦១-១៦៥

١/١٦٥-١٦١/٦ عَنْ جَابِرِ الْجُعْفِيِّ، عَنْ مُحَمَّدِ بْنِ عَلِيٍّ (عَلَيْهِ السَّلَامُ)، قَالَ: «مَا مِنْ أَحَدٍ مِنْ هَذِهِ الْأُمَّةِ يَدِينُ بِدِينِ إِبْرَاهِيمَ (عَلَيْهِ السَّلَامُ) غَيْرَنَا وَ شِيعَتِنَا». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٥٠٧. الحديث : ٩٩ / ٣٧٦٩ ، تفسير العياشي - الجزء : ١ : صفحة : ٣٨٨ الحديث : ١٤٤)**

6/161-165/1 រាយការណ៍មកពី យ៉ាហ្ស៊ែរ អាល់-យ៉ុស្ត្រី តមកពី មូហាំម៉ាដូ ប៊ិន អុលី^{صلوات الله عليه والسلام}ដែលមានរចនា៖ "មានតែយើង^{عليه السلام}និងស្តីអ្នកសុយែដ^{عليه السلام}ទេ នៅក្នុងសហគមន៍នេះ ដែលយកសាសនារបស់អ៊ីបរហ្វឹម^{عليه السلام}ជាសាសនារបស់ខ្លួន ។" (تفسير العياشي 1 : 144 / 388)

١/١٦٥-١٦١/٦ وَ عَنْهُ، قَالَ: حَدَّثَنَا أَحْمَدُ بْنُ زِيَادٍ بْنِ جَعْفَرِ الْهَمْدَانِيُّ، قَالَ: حَدَّثَنَا عَلِيُّ بْنُ إِبْرَاهِيمَ بْنِ هَاشِمٍ، عَنْ أَبِيهِ، عَنْ عَبْدِ السَّلَامِ بْنِ صَالِحِ الْهَرَوِيِّ، قَالَ: قُلْتُ لِأَبِي الْحَسَنِ الرِّضَا (عَلَيْهِ السَّلَامُ): مَا تَقُولُ فِي حَدِيثِ يَزْرُوقَ عَنِ الصَّادِقِ (عَلَيْهِ السَّلَامُ) أَنَّهُ إِذَا حَرَجَ الْقَائِمُ (عَلَيْهِ السَّلَامُ) قَتَلَ ذَرَارِيَّ قَتَلَةَ الْحُسَيْنِ (عَلَيْهِ السَّلَامُ) بِعَالِ آبَائِهِمْ؟ فَقَالَ (عَلَيْهِ السَّلَامُ): «هُوَ كَذَلِكَ».

6/161-165/2 [...] រាយការណ៍តមកពី អាប់ឌុល សាឡាម ប៊ិន ស្ត្រីលិហ្វា អាល់-ហ្គារី ដែលបានថាខ្ញុំបានសួរ អាហ្វិ អាល់-ហ្គាសាន់ អាល់-រីដី^{صلوات الله عليه والسلام}ថា៖ "តើព្រះអង្គ^{عليه السلام}យល់ឃើញយ៉ាងណាអំពីហ្គាឌីស្ត្រី

ដែលធ្វើសេចក្តីរាយការណ៍មកពី អាល់-ស្ត្រីខ្ចីកូ صلوات الله عليه والسلا ដែលថាពេល អាល់-ក្លីអ៊ីម صلوات الله عليه والسلا ងើបឡើង ព្រះអង្គ صلوات الله عليه والسلا នឹងសម្លាប់បណ្តាកូនចៅរបស់ពួកយាតករបស់ អាល់-ហ្វ្រៃសែន صلوات الله عليه والسلا ដោយសារទង្វើរបស់ជូនតា ពួកគេ?" ព្រះអង្គ صلوات الله عليه والسلا មានវចនៈថា៖ "រឿងនេះដូច្នោះមែន ។"

فُؤُلْتُ: وَ قَوْلُ اللَّهِ عَزَّ وَ جَلَّ: ﴿وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَى﴾ مَا مَعْنَاهُ؟ قَالَ: «صَدَقَ اللَّهُ تَعَالَى فِي جَمِيعِ أَقْوَالِهِ، وَ لَكِنْ ذَرَارِيٌّ قَتَلَهُ الْحُسَيْنِ (عَلَيْهِ السَّلَامُ) يَرْضَوْنَ بِفَعَالِ آبَائِهِمْ وَ يَفْتَخِرُونَ بِهَا، وَ مَنْ رَضِيَ شَيْئًا كَانَ كَمَنْ أَتَاهُ، وَ لَوْ أَنَّ رَجُلًا قُتِلَ بِالْمَشْرِقِ فَرَضِي بِقَتْلِهِ رَجُلٌ فِي الْمَغْرِبِ لَكَانَ الرَّاضِي عِنْدَ اللَّهِ عَزَّ وَ جَلَّ شَرِيكَ الْقَاتِلِ، وَ إِنَّمَا يَقْتُلُهُمُ الْقَائِمُ (عَلَيْهِ السَّلَامُ) إِذَا حَرَجَ، لِرِضَاهُمْ بِفَعَالِ آبَائِهِمْ».

ខ្ញុំបានទូលថា៖ "រឿងព្រះបន្ទូលអស់ឡោះហ្ន៎ عجل الله فرجه [៦:១៦៤, ៣៥:១៨, ១៧:១៥, ៣៩:៧] ពុំមានអ្នកណា មួយលីវែកអប្រែករបស់អ្នកដទៃទេ ។ តើមានន័យថាអ្វី?" ព្រះអង្គ صلوات الله عليه والسلا មានវចនៈថា៖ "អស់ឡោះហ្ន៎ عجل الله فرجه មានព្រះបន្ទូលពិតពិតមុសានៅក្នុងព្រះបន្ទូលទាំងអស់របស់ព្រះអង្គ عجل الله فرجه ។ ពួកកូនចៅរបស់យាតករបស់ អាល់-ហ្វ្រៃសែន صلوات الله عليه والسلا ពេញចិត្តនឹងទង្វើរបស់ជូនតាខ្លួន ។ បុគ្គលដែលពេញចិត្តនឹងរឿងនេះដូចបុគ្គល ដែលបានប្រព្រឹត្តទង្វើនោះដែរ ។ ទោះបីបុរសម្នាក់ត្រូវគេសម្លាប់នៅឯទិសខាងលិច បុរសម្នាក់ទៀត ដែលនៅឯទិសខាងកើតពេញចិត្តនឹងការសម្លាប់នេះក៏ដោយ ព្រោះអ្នកណាពេញចិត្តនឹងយាតកម្មនេះ សម្រាប់អស់ឡោះហ្ន៎ عجل الله فرجه អ្នកនោះ បានរួមដៃជាមួយយាតករ ។ ដូច្នោះ អាល់-ក្លីអ៊ីម عجل الله فرجه នឹងសម្លាប់ពួកគេ ពេលណាព្រះអង្គ عجل الله فرجه ងើបឡើង (ត្រឡប់មកវិញ) ព្រោះពួកគេពេញចិត្តនឹងទង្វើរបស់ជូនតាខ្លួន ។"

قَالَ: فُؤُلْتُ لَهُ: بِأَيِّ شَيْءٍ يَبْدَأُ الْقَائِمُ (عَلَيْهِ السَّلَامُ) مِنْكُمْ؟ قَالَ: «يَبْدَأُ بِنَبِيِّ شَيْبَةَ، وَ يَقْطَعُ أَيْدِيَهُمْ لِأَنَّهُمْ سُرَّاقُ بَيْتِ اللَّهِ عَزَّ وَ جَلَّ» . (البرهان في تفسير القرآن - الجزء ١ - الجزء ٢ : صفحة ٥٠٨ الحديث : ٩٩ / ٣٧٧٤ ، عيون أخبار الرضا (عليه السلام) - الجزء ١ : صفحة : ٢٧٣ الحديث : ٥ ، علل الشرائع - الجزء ١ : صفحة : ٢٢٩ الحديث : ١ ، ينابيع المودة - الجزء ١ : صفحة : (٤٢٤)**

ខ្ញុំបានសួរព្រះអង្គ صلوات الله عليه والسلا ថា៖ "តើ អាល់-ក្លីអ៊ីម عجل الله فرجه ដែលជាសាលាហិតរបស់ព្រះអង្គ صلوات الله عليه والسلا នោះ នឹងចាប់ ផ្តើមធ្វើអ្វីមុនគេ?" ព្រះអង្គ صلوات الله عليه والسلا មានវចនៈថា៖ "ព្រះអង្គ عجل الله فرجه នឹងចាប់ផ្តើមនឹងកុលសម្ព័ន្ធស្រែបាស្ត័រមុន គេ ។ ព្រះអង្គ عجل الله فرجه នឹងកាត់ដៃពួកគេ ព្រោះពួកគេជាចោរនៅក្នុងព្រះមហាគ្រឹះរបស់អស់ឡោះហ្ន៎ عجل الله فرجه ។"

(29:10-13) (عیون أخبار الرضا (عليه السلام) : 1 / 273, 5, علل الشرائع: 1 / 229, 1, ينابيع المودة: 424)

١٦١/٦-٣/١٦٥ فَقَالَ زَيْنُ الْعَابِدِينَ عَلَيْهِ السَّلَامُ: إِنَّ الْقُرْآنَ [نَزَلَ] بُلُغَةَ الْعَرَبِ، فَهُوَ يُخَاطَبُ فِيهِ أَهْلُ [هَذَا] اللِّسَانِ بِلُغَتِهِمْ، يُقُولُ الرَّجُلُ التَّمِيمِيُّ قَدْ أَغَارَ قَوْمُهُ عَلَى بَلَدٍ وَ قَتَلُوا مَنْ فِيهِ: أَعَزَّمْتُ عَلَى بَلَدٍ كَذَا [وَأَوْ كَذَا] وَ قَتَلْتُمْ كَذَا، وَ يَقُولُ الْعَرَبِيُّ أَيْضًا: نَحْنُ فَعَلْنَا بَيْتِي فُلَانٍ، وَ نَحْنُ سَبَيْنَا آلَ فُلَانٍ وَ نَحْنُ حَرَبْنَا بَلَدَ كَذَا، لَا يُرِيدُ أَنَّهُمْ بَاشَرُوا ذَلِكَ، وَ لَكِنْ يُرِيدُ هَوْلَاءَ بِالْعَدْلِ وَ أَوْلِيكَ بِالْإِفْتِحَارِ أَنَّ قَوْمَهُمْ فَعَلُوا كَذَا.

6/161-165/3 អ៊ីម៉ា ស្រែនុល-អាប៊ីខ្លីស صلوات الله عليه والسلا មានវចនៈថា៖ "គួរអានត្រូវដាក់ចុះមកជាភាសាអារ៉ាប់ ផ្អែង ទៅកាន់ប្រជានិករបស់ភាសានេះជាភាសាពួកគេ ។ ឧទាហរណ៍ បុរសកុលសម្ព័ន្ធអាល់-តាមីមបាន វាយស្រុកមួយហើយបានសម្លាប់មនុស្សនៅក្នុងស្រុកនោះនឹងថា៖ "យើងបានវាយស្រុកនេះមួយ ស្រុក នេះមួយហើយបានសម្លាប់អ្នកនេះមួយ អ្នកនេះមួយ ។" ស្រដៀងគ្នាដែរ ពួកអារ៉ាប់ថា៖ "យើងបាន ប្រព្រឹត្តលើកុលសម្ព័ន្ធនេះមួយ កុលសម្ព័ន្ធនេះមួយ ហើយយើងបានចាប់ជាល្មើយគ្រួសាររបស់អ្នកនេះ

មួយ គ្រួសាររបស់អ្នកនេះមួយ ។ យើងបានកម្ទេចស្រុកនេះមួយ ស្រុកនេះមួយ ។" បុរសនោះមិនចង់
និយាយថាខ្លួនបានធ្វើដោយផ្ទាល់ដៃឯងតែម្តងនោះទេ តែគាត់ចង់និយាយថាពួកដែលបានធ្វើទង្វើនេះ
ជាប្រជារាស្ត្ររបស់គាត់ (គឺជាជនរួមជាតិរបស់គាត់) ។

وَقَوْلِ اللَّهِ تَعَالَى فِي هَذِهِ الْآيَاتِ إِنَّمَا هُوَ تَوْبِيحٌ لِأَسْلَافِهِمْ، وَ تَوْبِيحُ الْعَدْلِ عَلَى هَؤُلَاءِ الْمُؤْمِنِينَ، لِأَنَّ ذَلِكَ هُوَ اللَّعْنَةُ الَّتِي بِهَا أُنْزِلَ
الْقُرْآنُ، فَلِأَنَّ هَؤُلَاءِ الْأَخْلَافَ أَيْضاً رَاضُونَ بِمَا فَعَلَ أَسْلَافُهُمْ، مُصَوِّبُونَ ذَلِكَ لَهُمْ، فَجَازَ أَنْ يُقَالَ [لَهُمْ]: أَنْتُمْ فَعَلْتُمْ، أَيْ إِذْ رَضِيْتُمْ
بِقَبِيحِ فِعْلِهِمْ. (التفسير المنسوب إلى الإمام العسكري عليه السلام ، ج 1 ، ص 270)

ព្រះបន្ទូលអស់ឡោះហ្ន៎នៅក្នុងអាយ៉ាស្តុនេះជាការស្តីបន្ទោសពួកដូនតា និងការស្តីបន្ទោសពួកដែល
នៅក្នុងសម័យបច្ចុប្បន្ន ពីព្រោះគួរអានត្រូវបើកឲ្យដឹងជាភាសានេះសម្រាប់បណ្តាកូនចៅក្រោយៗមក
ដែលពេញចិត្តនឹងទង្វើរបស់ដូនតាខ្លួន ដែលចាត់ទុកថាពួកគេត្រឹមត្រូវ ។ ដូច្នេះវាជាការត្រឹមត្រូវដែល
គេនិយាយដាក់ពួកគេថា៖ "ពួកអ្នកឯងបានធ្វើអំពើនេះ" មានន័យថា៖ "ពួកអ្នកឯងពេញចិត្តនឹងទង្វើ
អាក្រក់របស់ដូនតារបស់ពួកអ្នកឯង ។" (التفسير المنسوب إلى الإمام العسكري عليه السلام :1 270)

*6/161-165/4 រាយការណ៍មកពី អ៊ីម៉ាម ប៊ិន អាហ្វិ មីស្តាំ ថាខ្ញុំបានឮ អាល់-ហ្ន៎សែនី ប៊ិន អុលី
មានវចនៈថា៖ "ពុំមានអ្នកណានៅលើគោលជំនឿ (សាសនា) របស់អ៊ីបរហ្ន៎មទេក្រៅពីយើង
(تفسير العياشي 1: 388/146) ។ មនុស្សឯទៀតបោះបង់ចោលគោលជំនឿនេះ ។" (تفسير العياشي 1: 388/146)

*6/161-165/5 អ៊ីបន្ទូ ស្វាស្វាន បានរាយការណ៍តមកពី អុលី ប៊ិន អាល់-ហ្ន៎សែនី តមកពី
ព្រះបិតា ព្រះអង្គ ដែលមានវចនៈថា៖ "អ្នកណាមិនថាខ្ញុំជាខ្ញុំលិហ្ន៎ (ព្រះឧត្តរាធិការ លើសពី
បន្ទាប់ពីរស្វីលុលឡោះហ្ន៎) អ្នកនោះត្រូវព្រះបណ្តាសាអស់ឡោះហ្ន៎ ។" (تفسير العياشي 1: 388/146)

قَالَ الْحُسَيْنُ بْنُ زَيْدٍ: فَقُلْتُ لِحُجَيْرِ بْنِ مُحَمَّدٍ (عَلَيْهِمَا السَّلَامُ): قَدْ رَوَيْتُمْ غَيْرَ هَذَا فَإِنَّكُمْ لَا تَكْذِبُونَ؟! قَالَ (عَلَيْهِ السَّلَامُ): «نَعَمْ؛ قَالَ
اللَّهُ تَعَالَى فِي مُحْكَمِ كِتَابِهِ: ﴿وَ إِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي جَاعِلٌ فِي الْأَرْضِ خَلِيفَةً﴾ فَكَانَ آدَمُ أَوَّلَ خَلِيفَةِ اللَّهِ. وَ ﴿يَا دَاوُدُ إِنَّا جَعَلْنَاكَ
خَلِيفَةً فِي الْأَرْضِ﴾ فَكَانَ دَاوُدُ الثَّانِي.

អាល់-ហ្ន៎សែនី ប៊ិន ស្តែដ្វី បានថាខ្ញុំបានទូល យ៉ាក្នុងហ្ន៎រ ប៊ិន មូហ្ន៎ម៉ាដ្វី ថា៖ "ព្រះអង្គ បាន
រាយការណ៍ផ្សេងពីនេះ ព្រះអង្គ (អ៊ីម៉ាម) មិននិយាយមុសាទេ?" ព្រះអង្គ មានវចនៈថា៖
"មែន ។ អស់ឡោះហ្ន៎មានព្រះរាជបន្ទូលក្នុងអាយ៉ាស្តុផ្តាច់ព្រំត្រថា៖ [២:៣០] កាលម្ចាស់អ្នកបាន
ប្រាប់បណ្តាទេវតាថា៖ "អញនឹងដាក់នៅឯផែនដីនូវខ្ញុំលិហ្ន៎មួយរូប ។" អាដ្វីជាស្តេចខ្ញុំលិហ្ន៎ទីមួយ
របស់អស់ឡោះហ្ន៎ ។ [៣៨:២៦] "ដ្វារដ្វីអើយ! ពិតណាស់ យើងបានតែងតាំងអ្នកជាខ្ញុំលិហ្ន៎លើផែន
ដី ។ ដូច្នេះដ្វារដ្វីជាស្តេចខ្ញុំលិហ្ន៎ទីពីរ ។"

អាល់-ហ្ន៎សែនី ប៊ិន ស្តែដ្វី បានថាខ្ញុំបានទូល យ៉ាក្នុងហ្ន៎រ ប៊ិន មូហ្ន៎ម៉ាដ្វី ថា៖ "ព្រះអង្គ បាន
រាយការណ៍ផ្សេងពីនេះ ព្រះអង្គ (អ៊ីម៉ាម) មិននិយាយមុសាទេ?" ព្រះអង្គ មានវចនៈថា៖
"មែន ។ អស់ឡោះហ្ន៎មានព្រះរាជបន្ទូលក្នុងអាយ៉ាស្តុផ្តាច់ព្រំត្រថា៖ [២:៣០] កាលម្ចាស់អ្នកបាន
ប្រាប់បណ្តាទេវតាថា៖ "អញនឹងដាក់នៅឯផែនដីនូវខ្ញុំលិហ្ន៎មួយរូប ។" អាដ្វីជាស្តេចខ្ញុំលិហ្ន៎ទីមួយ
របស់អស់ឡោះហ្ន៎ ។ [៣៨:២៦] "ដ្វារដ្វីអើយ! ពិតណាស់ យើងបានតែងតាំងអ្នកជាខ្ញុំលិហ្ន៎លើផែន
ដី ។ ដូច្នេះដ្វារដ្វីជាស្តេចខ្ញុំលិហ្ន៎ទីពីរ ។"

وَ كَانَ هَارُونَ خَلِيفَةً مُوسَى قَوْلُهُ تَعَالَى: ﴿أَخْلَفْنِي فِي قَوْمِي وَ أَصْلِحْ﴾ وَ هُوَ خَلِيفَةُ مُحَمَّدٍ (صَلَّى اللهُ عَلَيْهِ وَ آلِهِ)، فَلَمْ لَمْ يُقُلْ: إِنِّي رَابِعُ الْخُلَفَاءِ الْأَرْبَعَةِ؟. (البرهان في تفسير القرآن ١ - الجزء : ١ صفحة : ١٦٩ الحديث : ٩٩ / ٣٨١ ، مائة منقبة: ١٢٥ منقبة: ٥٩)**

ហ្វារូន ជាស្តេចខ្ញុំលិហ្វរបស់មូសា ចែងនៅក្នុងព្រះរាជបន្ទូលអស់ឡោះហ្វី ថា៖ [៧:១៤២] ចូរលោកបងជាតំណាងខ្ញុំក្នុងការដឹកនាំប្រជាជាតិខ្ញុំ ។ ចូរលោកបងប្រព្រឹត្តត្រឹមត្រូវ ។ ព្រះអង្គ (ស្តាប់លើស) ជាខ្ញុំលិហ្វរបស់មូហាំម៉ាដ (ស្តាប់លើស) ។ អាស្រ័យហេតុនេះ ម្តេចក៏គេមិនត្រូវហៅព្រះអង្គថា ស្តេចខ្ញុំលិហ្វទីបួន ?" (مائة منقبة: 125 منقبة: 58)

* ٦/١٦٥-١٦١/٦ العيَاشِيُّ: عَنْ أَبِي بَصِيرٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «لَا نَقُولُ دَرَجَةً وَاحِدَةً، إِنَّ اللَّهَ يَقُولُ: ﴿دَرَجَاتٌ بَعْضُهَا فَوْقَ بَعْضٍ﴾، إِنَّمَا تَفَاضَلُ الْقَوْمُ بِالْأَعْمَالِ». (البرهان في تفسير القرآن ١ - الجزء : ٢ صفحة : ٥٠٩ الحديث : ٩٩ / ٣٧٧٦ ، تفسير العيَاشي - الجزء : ١ صفحة : ٣٨٨ الحديث : ١٤٧)**

* 6/161-165/6 អាល់-អ៊ែយ៉ាស៊ី បានរាយការណ៍តមកពី អាឡិ បាស្តៀរ តមកពី អាឡិ អាប់ខុលឡោះហ្វី ដែលមានរចនា៖ ថា៖ "យើងមិនថាមានមួយលំដាប់ថ្នាក់ទេ ។ អស់ឡោះហ្វី មានព្រះរាជបន្ទូលថា៖ [៦:១៦៥] ព្រះអង្គបានលើកតម្កើងពួកអ្នកមួយចំនួនឲ្យមានឋានៈខ្ពស់លើសអ្នកដទៃ ។ មនុស្សខុសគ្នាតែត្រង់ការសាងផលបុណ្យទេ ។" (تفسير العيَاشي 1: 147 / 388)

ពាក្យរាយ

- [៦:១៥៨] អាយ៉ាស្តុប័ត្តៃ (មើល 6/158/2) 1 ១២៥
- ហ្គោស្តិម (حَبِيبٌ) សេះរបស់យ៉ឹមបរអ៊ីល (មើល *6/4-18/2) 1 ១៧
- ស្តែតួនរបស់សហគមន៍ អ៊ីសា (مُحَمَّدٌ) គឺ: ប៊ូលុស (Paulus) និង ម៉ារទីយ៉ូន (មើល 6/112-114/2) 1.. ៩៧
- ស្តែតួនរបស់សហគមន៍ មូហ្គាំម៉ាដ្ឋ (مُحَمَّدٌ) គឺ: ហ្គាប់តារ និង ស្វ៊ីរ៉យក្តិ (មើល 6/112-114/2) 1 ៩៨
- ស្តែតួនរបស់សហគមន៍ មូសា (مُوسَى) គឺ: អាល់-សាមីរី និង ម៉ារអុតៃបា (មើល 6/112-114/2) 1..... ៩៧
- ស្តែតួនរបស់សហគមន៍ នុ:ហ្គាំ (نُوحٌ) គឺ: កូយ័ត្តិហ្វ្លូស្ត និង យ៉ុរ៉ិម (មើល 6/112-114/2) 1..... ៩៧
- អ៊ីម៉ា (صَلَاتِ اللَّهِ عَلَيْهِ وَسَلَّمَ) ដឹងចិត្តមនុស្សមុនមនុស្សនិយាយ (មើល 6/115-117/2) 1 ៩៩
- អ៊ីម៉ា (صَلَاتِ اللَّهِ عَلَيْهِ وَسَلَّمَ) អាចពួអាចមើលឃើញបានតាំងពីនៅក្នុងពោះម្តាយ (6/115-117/3) ៩៩
- មាតាត្រង់ត្រូវគឺឡាយ៉ាស្តុរបស់អាលី (صَلَاتِ اللَّهِ عَلَيْهِ وَسَلَّمَ) និងបណ្តាអ្នកស្នង (មើល 6/152-157/3) 1 ១២២
- អ្នកបំបែកសាសនារបស់ខ្លួនជានិកាយ [៦:១៥៩] ១២៧
- បណ្តាសា (មើល *6/4-18/1) 1..... ១៤
- កូនបារ (قَبْرًا) បម្រើរបស់អាមីរុល-មុមីនីន (صَلَاتِ اللَّهِ عَلَيْهِ وَسَلَّمَ) (មើល 6/44-45/2) 1..... ៤៣
- ដីរបស់មុមីន (មើល *6/2/6) 1..... ៨
- ខ្នុរមានប្រសិទ្ធភាព (មើល 6/2) 1..... ៣
- ខ្នុរធ្វើឲ្យជំនឿពេញលេញពេលស្លាប់ [៦:៩៧-១០១] ៨៨
- កាលកំណត់មានពីរយ៉ាង (មើល 6/2/1) 1..... ៧
- ស្មាន់ប៊ូរីយ៉ាស្តុ = អាហ្វិ បាការ និង ហ្គីបតារ = អ៊ីម៉ារ (មើល 6/25-28/2) 1..... ៣០
- បារមីរបស់មូហ្គាំម៉ាដ្ឋ (صَلَاتِ اللَّهِ عَلَيْهِ وَسَلَّمَ) (មើល *6/4-18/1) 1 ១៣
- បារមីរបស់អាលី (صَلَاتِ اللَّهِ عَلَيْهِ وَسَلَّمَ) (មើល *6/4-18/1) 1..... ១៣
- ចំណង់របស់អល់ឡោះហ្វ្លូស្ត និង ចំណង់របស់សត្វលោក (មើល 6/73/6) 1..... ៦១
- និកាយទាំង ៧៣ ក្នុងថ្ងៃជំនុំជម្រះ (មើល 6/21-24/2) 1..... ២៦
- ពួកបិទបាំងការពិតស្តីអំពីមូហ្គាំម៉ាដ្ឋ (صَلَاتِ اللَّهِ عَلَيْهِ وَسَلَّمَ) និងអាលី (صَلَاتِ اللَّهِ عَلَيْهِ وَسَلَّمَ) (មើល *6/4-18/1) 1..... ១៣
- ពួកបិទបាំងបារមីរបស់មូហ្គាំម៉ាដ្ឋ (صَلَاتِ اللَّهِ عَلَيْهِ وَسَلَّمَ) និងអាលី (صَلَاتِ اللَّهِ عَلَيْهِ وَسَلَّمَ) (មើល *6/4-18/1) 1..... ១៣
- របៀបធ្វើអាត្មីក្លោះត្តិ (ម៉ាឡុតកំណើតទារក) (មើល *6/74-83/9) 1 ៧០
- ត្រីឥតស្រកា (មើល 6/145/2) 1 ១១៥
- ត្រីឥតស្រកា គេមិនហាមវាទេ តែគេមិនចូលចិត្តវា (مَكْرُوهٌ) (មើល 6/145/1) 1..... ១១៥
- ស៊ីម៉ាក់ បឺន ខ្លីវិស្វាស្តុ អាហ្វិ ខ្នុរណាស្តុ (سَمَّاكٌ بَيْنَ حَرْشَةِ أَبِي دُجَانَةَ) (មើល *6/4-18/2) 1 ១៦
- សូត្រពេលសំឡែ:សត្វពលីទាន (មើល *6/74-83/8) 1 ៦៩
- សញ្ញាក្នុងថ្ងៃអវសាន (មើល 6/35-37/1) 1 ៣៥
- ស្ត្រីរិកដោយឥតដឹងខ្លួន (មើល 6/108-111/1) 1..... ៩៣
- ស្ត្រីលហ្វីកូរ (الْفَارِ) (មើល *6/4-18/2) 1..... ១៧
- អាហ្វិ បាការ និង អ៊ីម៉ារ រងព្រះទណ្ឌកម្មនៅក្នុងនរក (មើល 6/25-28/2) 1..... ២៩
- អាល់-អ៊ីម៉ិ (មើល 6/92/1) 1..... ៧៧
- អាល់-ក្តិម៉ិម (عَجَلِ اللَّهِ فَرْجًا) នៅក្នុង អាយ៉ាស្តុ ៥:៥៤ 1 ៧៤



-អាល់-ក្លីអ៊ីម عجل الله فرجه ងើមឡើងវិញ (មើល *6/44-45/5) ។..... ៤៤

-អុលី صلوات الله عليه والسلام ជាមាតិកានិងជាជញ្ជីង (មើល 6/152-157/2) ។..... ១២១

-អាណាចក្របង្ហាញឲ្យស្តីអុស្តុយើញ (មើល *6/74-83/7) ។..... ៦៨

-អាយ៉ាស្តុត្រូវបំភ្លៃ (មើល *6/33-34/5) ។..... ៣៥

-អាយ៉ាស្តុត្រូវកាត់ الحسنى ចោល (មើល 6/115-117/1) ។..... ៩៩

